



**ចំណាត់ថ្នាក់ស្តង់ដារវិស័យ
សេដ្ឋកិច្ចកម្ពុជា
(ប.ស.វ.ក)**

កំណែទី១



តុលា ២០១២
វិទ្យាស្ថានជាតិស្ថិតិ

បុព្វកថា

វិទ្យាស្ថានជាតិស្ថិតិ(វ.ជ.ស) នៃក្រសួងផែនការ មានសេចក្តីសោមនស្សរីករាយជាអនេក ក្នុងការបង្ហាញ នូវចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា(ច.ស.វ.ក)។ វ.ជ.សនឹងប្រើច.ស.វ.ក សម្រាប់ការងារជំរឿនសហគ្រាស និងជំរឿនកសិកម្ម។ សកម្មភាពសំខាន់ៗរបស់សហគ្រាសនីមួយៗ ត្រូវបានកំណត់នៅក្នុងនេះ។ ក្រសួងដែលពាក់ព័ន្ធផ្សេងៗទៀតអាចប្រើប្រាស់ច.ស.វ.ក សម្រាប់ការអង្កេតផ្សេងៗ ទៅតាមវិស័យនៃក្រសួង ស្ថាប័ននោះ។

ដើម្បីអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវការទិន្នន័យត្រឹមត្រូវ អំពីសេដ្ឋកិច្ចជាតិនិងការរីកចម្រើនរបស់ខ្លួន។ ទិន្នន័យនេះរាប់បញ្ចូលទាំងស្ថិតិសហគ្រាសផងដែរ ពិសេសស្ថិតិអំពីវិស័យឯកជន។ ថ្មីៗនេះវ.ជ.សបានធ្វើជំរឿនសហគ្រាស ដែលនឹងផ្តល់មកនូវទិន្នន័យ ស្តីពីសហគ្រាសនៅកម្ពុជាឆ្នាំ២០១១។ ទិន្នន័យនេះមានផ្ទុកលេខសម្គាល់ នៃសកម្មភាពសេដ្ឋកិច្ចចម្បងរបស់សហគ្រាស ដែលយកលំនាំពីចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចអន្តរជាតិ(ច.ស.វ.អ) នៃកំណែទី៤របស់អង្គការសហប្រជាជាតិ។ ទោះជាយ៉ាងនេះក្តី នៅពេលអនាគតវ.ជ.ស នឹងអាចប្រើប្រាស់លេខសម្គាល់សកម្មភាពសេដ្ឋកិច្ច ៥ ខ្ទង់ សម្រាប់សហគ្រាសនីមួយៗ និងផ្តល់មកនូវព័ត៌មានលម្អិតរបស់វិស័យសេដ្ឋកិច្ចសំខាន់ៗបន្ថែមទៀត។

ជាទីបញ្ចប់នេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នកតំណាងទាំងអស់ ដែលមកពីក្រសួងផ្សេងៗ ក្រុមការងារស្នូលរបស់ក្រសួងផែនការ និងប្រធានមន្ទីរផែនការរាជធានី-ខេត្ត ដែលបានចូលរួម ដើម្បីសម្រេចបានច.ស.វ.កឆ្នាំ២០១១ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបង្កើតលេខសម្គាល់សកម្មភាពសេដ្ឋកិច្ច។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ

នាយ ថន

អនម្តកថា

ចំណាត់ថ្នាក់ឧស្សាហកម្ម គឺជាឧបករណ៍មួយចាំបាច់សម្រាប់ការធ្វើជំរឿននិងការស្ទង់មតិ ដូចជា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១។ តាមរយៈការប្រើចំណាត់ថ្នាក់នេះវិទ្យាស្ថានស្ថិតិជាតិ (វ.ស.ជ) អាចកំណត់លេខសម្គាល់សកម្មភាពសេដ្ឋកិច្ចរបស់សហគ្រាស និងដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំជាតារាងអាស្រ័យលើចរិតលក្ខណៈរបស់សហគ្រាស។

ច.ស.វ.កត្រូវបានបង្កើតឡើងដោយផ្អែកលើឯកសារចំណាត់ថ្នាក់ស្តង់ដារម៉ាឡេស៊ី (ច.ស.វ.ម)ឆ្នាំ២០០៨ជាមូលដ្ឋាន។ ឯកសារទាំងនេះត្រូវបានកែលម្អជាបន្តបន្ទាប់ ដោយ ផ្អែកទៅលើស្ថានភាពក្នុងប្រទេសកម្ពុជាជាពិសេសគឺតាមរយៈការធ្វើឲ្យមានភាពសាមញ្ញនិងសង្ខេបដើម្បីកម្រិតលេខរបស់ថ្នាក់រងឲ្យទៅជាលេខដែលចាំបាច់និងអាចគ្រប់គ្រងបានសម្រាប់ប្រទេសកម្ពុជា។

វ.ស.ជបានចាប់ផ្តើមធ្វើការលើចំណាត់ថ្នាក់នេះក្នុងឆ្នាំ២០០៨ដោយមានការជួយគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់ប្រទេសក្នុងតំបន់អាស៊ាននិងអាស៊ីខាងកើត។ ការបញ្ចប់នៃច.ស.វ.កលើកដំបូងនេះត្រូវបានធ្វើឡើងដោយមានការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អឺរ៉ុប (ស.អ)។ ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះក្រុមការងារច.ស.វ.កដែលដឹកនាំដោយលោក យិន សុវណ្ណក្សណ៍ អគ្គនាយករងនៃវ.ស.ជ និងលោក ទាវ រង្សា នាយករងនៃមន្ទីរស្តង់ដារស្ថិតិនិងការវិភាគក៏ដូចជាសមាជិកដទៃផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវ.ស.ស.អ.អ និងស.អ សម្រាប់ជំនួយឧបត្ថម្ភជាថវិកា និងសូមអរគុណចំពោះលោក អាឡិច ខនស៍ ធ្វើការនៅក្នុងគម្រោងរបស់ស.អសម្រាប់ជំនួយផ្នែកបច្ចេកទេសក្នុងការកែលម្អចំណាត់ថ្នាក់ទាំងនេះឲ្យស្របទៅតាមតម្រូវការរបស់កម្ពុជានិងវ.ស.ជ។

នៅទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណជាអនេក ដល់ការវិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចគាំទ្រទាំងខាងបច្ចេកទេសនិងហិរញ្ញវត្ថុ សម្រាប់ការប្រែសម្រួលភាសាខ្មែរនិងការបោះពុម្ពផ្សាយ នូវឯកសារចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា(ច.ស.វ.ក) ដ៏មានសារៈសំខាន់មួយនេះ។

អគ្គនាយកនៃវិទ្យាស្ថានជាតិស្ថិតិ

សន ស៊ីថន

មាតិកា

ទំព័រ

បុព្វកថា	i
អារម្ភកថា	ii
មាតិកា	iii
កំណត់សម្គាល់បច្ចេកទេស.....	iv
ជំពូក ក កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១
ជំពូក ខ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ.....	១៩
ជំពូក គ កម្មន្តសាល.....	៣២
ជំពូក ឃ ការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់.....	១៥០
ជំពូក ង ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយនិងកាកសំណល់	១៥៣
ជំពូក ច សំណង់	១៦៤
ជំពូក ឆ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ	១៧៥
ជំពូក ជ ការដឹកជញ្ជូន និងការស្តុកទុក.....	១៩៨
ជំពូក ឈ សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ.....	២១២
ជំពូក ញ ព័ត៌មានវិទ្យា និងទូរគមនាគមន៍	២១៧
ជំពូក ដ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង	២៤០
ជំពូក ប សកម្មភាពអចលនទ្រព្យ.....	២៤៩
ជំពូក ខ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស	២៥២
ជំពូក ឈ សកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្រ.....	២៧០
ជំពូក ណ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម	២៩១
ជំពូក ត ការអប់រំ	២៩៧
ជំពូក ថ សកម្មភាពទាក់ទងសុខភាព និងការងារសង្គមកិច្ច	៣០២
ជំពូក ទ សិល្បៈ ការកម្សាន្ត និងការលម្អ.....	៣១៤
ជំពូក ធ សកម្មភាពសេវាកម្មផ្សេងទៀត	៣២៤
ជំពូក ន សកម្មភាពគ្រួសារជានិយោជិត និងសកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្ម ដែលមិនអាចព្រែកដាច់ពីគ្នា របស់គ្រួសារ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន.....	៣៣៣
ជំពូក ប សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ	៣៣៧
ឧបសម្ព័ន្ធ ១.....	៣៣៩
ឧបសម្ព័ន្ធ ២	៣៤២

កំណត់សម្គាល់បច្ចេកទេស

កំណត់សម្គាល់បច្ចេកទេសនេះ ត្រូវបានតាក់តែងឡើងដោយយកលំនាំតាមកំណត់សម្គាល់បច្ចេកទេសនៃ «ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចហ្វីលីពីន(ច.ស.វ.ហ)» ឆ្នាំ២០០៩ ដែលបានទទួលការអនុញ្ញាតពី «ក្រុមប្រឹក្សាសម្របសម្រួលស្ថិតិជាតិនៃហ្វីលីពីន» ។

១. គោលបំណងនិងវិសាលភាពនៃការធ្វើចំណាត់ថ្នាក់

នៅក្នុងការស្រាវជ្រាវបាតុភូតសេដ្ឋកិច្ច ការវិភាគលើសមាសភាគទាំងអស់ ក្នុងពេលដំណាលគ្នាតែមួយ មិនមែនសុទ្ធតែអាចធ្វើឡើងបាននោះឡើយ។ ដើម្បីធ្វើការវិភាគ គេត្រូវបែងចែកជាក្រុមនូវសមាសភាគមួយចំនួន ដោយផ្អែកទៅតាមលក្ខណៈជាក់លាក់របស់វា។ ដោយហេតុនេះហើយ រាល់ការបរិយាយនានាជាទម្រង់ស្ថិតិ អំពីដំណើរការសេដ្ឋកិច្ច ទាមទារនូវការធ្វើចំណាត់ថ្នាក់ជាប្រព័ន្ធឲ្យបានច្បាស់លាស់។

ឯកសារ «ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា(ច.ស.វ.ក)» នេះ គឺជាស្តង់ដារមូលដ្ឋានមួយ សម្រាប់ធ្វើចំណាត់ថ្នាក់លើសកម្មភាពសេដ្ឋកិច្ចទាំងឡាយ នៅក្នុងប្រទេសកម្ពុជា។ គោលបំណងចម្បងនៃឯកសារនេះ គឺចង់បង្ហាញពីសំណុំនៃចំណាត់ថ្នាក់ចំពោះប្រភេទសកម្មភាពសេដ្ឋកិច្ចនានា ដែលជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ ក្នុងការងារប្រមូលស្ថិតិនិងបទបង្ហាញស្ថិតិ។ ឈរលើមូលហេតុនេះ ច.ស.វ.កបានបង្កើតសំណុំនៃចំណាត់ថ្នាក់ជាច្រើន ដោយផ្អែកទៅតាមប្រភេទសកម្មភាពសេដ្ឋកិច្ច ដែលអង្គភាពឬស្ថាប័នទាំងឡាយកំពុងធ្វើ។ ការឲ្យនិយមន័យនៃចំណាត់ថ្នាក់នីមួយៗ ត្រូវបានធ្វើឡើងដោយយោងតាមដំណើរការនៃសកម្មភាពសេដ្ឋកិច្ច របស់អង្គភាពឬស្ថាប័ននីមួយៗ និងទៅតាមដំណើរការនៃការបរិយាយសកម្មភាពសេដ្ឋកិច្ចនេះ នៅក្នុងទម្រង់ស្ថិតិ។

ច.ស.វ.កគឺជាការធ្វើចំណាត់ថ្នាក់មួយបែប ដែលផ្អែកលើប្រភេទនៃសកម្មភាពសេដ្ឋកិច្ច ហើយមិនផ្អែកលើប្រភេទ នៃមុខទំនិញឬសេវាកម្មនោះទេ។ ការធ្វើប្រតិបត្តិការរបស់ស្ថាប័នមួយ គឺជាប្រភេទនៃសកម្មភាពសេដ្ឋកិច្ច ដែលស្ថាប័ននោះពាក់ព័ន្ធ។ ប្រភេទនៃប្រតិបត្តិការនេះ គឺជាមូលដ្ឋានប្រើសម្រាប់ធ្វើចំណាត់ថ្នាក់ លើសកម្មភាពរបស់ស្ថាប័នមួយនោះ ហើយបង្កើតបានជា «វិស័យ» មួយ។ ពាក្យថា «វិស័យ» បានដល់សំណុំនៃស្ថាប័នផលិតកម្មទាំងឡាយ ដែលមានប្រភេទនៃសកម្មភាពប្រតិបត្តិការចម្បង ដូចគ្នាឬស្រដៀងគ្នា។

ជាគោលការណ៍ គេពុំអាចបង្កើតទំនាក់ទំនងដាច់ខាត(ឬហៅម្យ៉ាងទៀតថា «ទំនាក់ទំនងមួយទល់មួយ») រវាងប្រភេទនៃសកម្មភាពផលិតកម្ម និងប្រភេទនៃផលិតផល បាន

ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា(ច.ស.វ.ក)

ឡើយ។ ក្នុងន័យនេះ ច.ស.វ.កមិនមែនប្រើសម្រាប់ប្រមូលយកទិន្នន័យរបស់ផលិតផល ឲ្យបានល្អិតល្អន់នោះទេ។ ច.ស.វ.កក៏មិនមែនប្រើសម្រាប់បង្ហាញពីភាពខុសគ្នានានា ពាក់ព័ន្ធនឹងប្រភេទកម្មសិទ្ធិ ប្រភេទនីតិបុគ្គល ឬប្រភេទនៃមធ្យោបាយប្រើសម្រាប់ប្រតិបត្តិការសកម្មភាពនោះដែរ ពីព្រោះថា លក្ខខណ្ឌទាំងនោះមិនទាក់ទងនឹងប្រភេទនៃសកម្មភាពទេ។ ស្ថាប័នដែលមានប្រភេទសកម្មភាពដូចគ្នា ត្រូវបានចាត់ចូល ក្នុងចំណាត់ថ្នាក់ដូចគ្នានៅក្នុងច.ស.វ.ក ដោយមិនប្រកាន់ ថាតើស្ថាប័ននោះជាប្រភេទ សាធារណៈ ក្រុមហ៊ុនឯកកម្មសិទ្ធិ ឬអង្គការរដ្ឋនោះឡើយ ហើយក៏មិនប្រកាន់ ថាតើសហគ្រាសមេមួយនោះ មានបុគ្គលម្នាក់មួយ ឬច្រើន យ៉ាងណានោះទេ។ ស្រដៀងគ្នានេះដែរ ស្ថាប័នកម្មសាលត្រូវបានចាត់ថ្នាក់ ដោយយោងតាមប្រភេទសកម្មភាពសេដ្ឋកិច្ចចម្បង ដែលស្ថាប័ននោះពាក់ព័ន្ធ ជាអាទិ៍ ថាតើការងារនោះធ្វើឡើង ដោយប្រើម៉ាស៊ីនឬដោយដៃ ឬផលិតក្នុងរោងចក្រឬក្នុងផ្ទះ ឬយ៉ាងណានោះ។

ច.ស.វ.កឆ្នាំ២០១១ គ្របដណ្តប់រាល់សកម្មភាពសេដ្ឋកិច្ច ដែលត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទជា ២១ ផ្នែក ដូចជា៖

- (ក) កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- (ខ) ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ
- (គ) កម្មសាល
- (ឃ) ការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់
- (ង) ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយនិងកាកសំណល់
- (ច) សំណង់
- (ឆ) អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ
- (ជ) ការដឹកជញ្ជូន និងការស្តុកទុក
- (ឈ) សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ
- (ញ) ព័ត៌មានវិទ្យា និងទូរគមនាគមន៍
- (ដ) សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង
- (ប៊) សកម្មភាពអចលនទ្រព្យ
- (ខ) សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស
- (ឈ) សកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្រ
- (ណ) រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម

- (ត) ការអប់រំ
- (ថ) សកម្មភាពទាក់ទងសុខភាព និងការងារសង្គមកិច្ច
- (ទ) សិល្បៈ ការកម្សាន្ត និងការលំហែ
- (ធរ) សកម្មភាពសេវាកម្មផ្សេងទៀត
- (ន) សកម្មភាពគ្រួសារជានិយោជិត និងសកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្ម ដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
- (ប) សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ។

ការធ្វើចំណាត់ថ្នាក់នេះក៏ពិចារណាផងដែរ ចំពោះបណ្តាសកម្មភាពសេដ្ឋកិច្ច ដែលត្រូវបានអង្កេតឃើញ ក្នុងពេលធ្វើ«ជំរឿនសហគ្រាសឆ្នាំ២០០៩»។ មានការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន ទៅលើវិស័យដែលមានសក្តានុពលខ្ពស់ ធ្វើបើវិស័យនេះស្ថិតក្នុងស្ថានភាពកំពុងអភិវឌ្ឍក៏ដោយ តែត្រូវបានរំពឹងថានឹងមានស្ថិរភាព ហើយអាចដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ នៅអនាគតដ៏ខ្លីខាងមុខ។

២. លក្ខខណ្ឌនៃការធ្វើចំណាត់ថ្នាក់

ឯកសារច.ស.វ.កឆ្នាំ២០១១នេះ ត្រូវបានតាក់តែងឡើង ដោយប្រើប្រាស់«ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចអន្តរជាតិ(ច.ស.វ.អ)» នៃកំណែទី ៤ ដែលចេញផ្សាយដោយ«អង្គការស្ថិតិនៃអង្គការសហប្រជាជាតិ» មកធ្វើជាឯកសារយោងគោល និងជាមូលដ្ឋានគ្រឹះ សម្រាប់ធ្វើការប្រៀបធៀបជាលក្ខណៈអន្តរជាតិ។ លក្ខណៈនៃរចនាសម្ព័ន្ធ របស់ច.ស.វ.អមួយភាគធំ ត្រូវបានរក្សាទុកដដែល ធ្វើបើមានការកែសម្រួលខ្លះៗ ដើម្បីបន្សុំជាមួយនឹងស្ថានភាពនិងតម្រូវការជាក់ស្តែងរបស់សេដ្ឋកិច្ចកម្ពុជា។ ការកែសម្រួលទាំងនោះ មានដូចជា៖ (ក)បំបែកបន្ថែមទៀតនូវកម្រិតក្រុម(លេខសម្គាល់ ៣ ខ្ទង់) និងកម្រិតថ្នាក់(លេខសម្គាល់ ៤ ខ្ទង់)មួយចំនួននៃច.ស.វ.អ ហើយដាក់លេខសម្គាល់ដាច់ដោយឡែក សម្រាប់វិស័យដែលមានសារៈសំខាន់ខ្លាំងចំពោះសេដ្ឋកិច្ចជាតិ, (ខ)ដំឡើងកម្រិតនៃចំណាត់ថ្នាក់របស់វិស័យធំៗ ឲ្យស្ថិតនៅកម្រិតខ្ពស់ជាងមុន និងទម្លាក់កម្រិតនៃចំណាត់ថ្នាក់របស់វិស័យ ដែលផ្តល់ប្រយោជន៍តិចតួចដល់សេដ្ឋកិច្ច, និង (គ)ពង្រីកការធ្វើចំណាត់ថ្នាក់រហូតដល់លេខ ៥ ខ្ទង់ ដោយបំបែកកម្រិតថ្នាក់ឲ្យទៅជាកម្រិតថ្នាក់រង។

ដូចគ្នានឹងច.ស.វ.អនៃកំណែទី ៣ ដែរនោះ លក្ខណៈនៃសកម្មភាពសេដ្ឋកិច្ចរបស់ស្ថាប័នផលិតកម្ម ត្រូវបានយកមកពិចារណាយ៉ាងល្អិតល្អន់ ខណៈពេលដែលធ្វើចំណាត់ថ្នាក់

នៅកម្រិតក្រុម សម្រាប់ដាក់ចូលក្នុងច.ស.វ.កឆ្នាំ២០១១នេះ។ លក្ខណៈទាំងនោះរួមមាន៖
(ក)ប្រភេទនៃសេវាកម្មនិងទំនិញ ដែលត្រូវបានផលិត, (ខ)ការប្រើប្រាស់ទំនិញនិងសេវាកម្ម,
និង (គ)វត្ថុធាតុដើម ដំណើរការ និងបច្ចេកវិទ្យានៃការផលិត។ លក្ខណៈបន្សំផ្សេងទៀតនៃ
សកម្មភាពសេដ្ឋកិច្ច ក៏ត្រូវបានយកមកពិចារណាផងដែរ ជាអាទិ៍ លក្ខណៈដូចគ្នានៃការគ្រប់
គ្រងឬភាពជាម្ចាស់កម្មសិទ្ធិ ភាពខុសគ្នានៃទំហំនិងសកម្មភាពរបស់ស្ថាប័ន និងសារៈសំខាន់
នៃសកម្មភាពរបស់ស្ថាប័ននៅក្នុងសេដ្ឋកិច្ចជាតិ។

លក្ខណៈបន្សំនៃសកម្មភាពសេដ្ឋកិច្ចរបស់ស្ថាប័ន និងសារៈសំខាន់នៃសកម្មភាព
សេដ្ឋកិច្ចទាំងនេះនៅក្នុងសេដ្ឋកិច្ចជាតិ សុទ្ធសឹងជាលក្ខខណ្ឌចម្បងៗ ដែលត្រូវបានប្រើ
សម្រាប់កំណត់និយមន័យ ឲ្យដល់កម្រិតថ្នាក់និងថ្នាក់រង របស់ច.ស.វ.កមួយនេះ។ លក្ខខណ្ឌ
ពាក់ព័ន្ធនឹងលក្ខណៈបន្សំនៃសកម្មភាពសេដ្ឋកិច្ចរបស់ស្ថាប័ន ត្រូវបានប្រើប្រាស់ដើម្បីធានាថា
រាល់ស្ថាប័នដែលត្រូវបានចាត់ចូល ក្នុងកម្រិតថ្នាក់ឬអនុថ្នាក់ មានប្រភេទសកម្មភាពដូចគ្នា
តាមដែលអាចធ្វើបាន។ រីឯលក្ខខណ្ឌទាក់ទងនឹងសារៈសំខាន់នៃសកម្មភាពសេដ្ឋកិច្ចវិញ ត្រូវ
បានបង្កើតឡើង ក្នុងគោលបំណងធានាឲ្យបានថា ចំណាត់ថ្នាក់នេះពិតជាត្រូវបានធ្វើឡើង
ដោយផ្អែកតាមតម្រូវការនិងទិដ្ឋភាពជាក់ស្តែងរបស់ប្រទេស។ ជាទូទៅ ប្រភេទសកម្មភាព
សេដ្ឋកិច្ចទាំងឡាយណា ដែលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ ត្រូវបានចាត់ចូល
ក្នុងកម្រិតថ្នាក់និងថ្នាក់រងដាច់ដោយឡែក ដោយផ្អែកតាមលក្ខខណ្ឌដូចជា៖ (ក)ទំហំទឹកប្រាក់
នៃផលិតកម្ម, (ខ)ចំនួនសហគ្រាសដែលចូលរួមក្នុងសកម្មភាពផលិតកម្មនោះ, និង (គ)សមត្ថ
ភាពដែលអាចបំពេញលក្ខខណ្ឌនាំចេញផលិតផលទៅក្រៅប្រទេស។

និយមន័យសម្រាប់កំណត់កម្រិតថ្នាក់និងថ្នាក់រង នៅក្នុងច.ស.វ.កឆ្នាំ២០១១ ត្រូវបាន
ធ្វើឡើងដោយផ្អែកតាមលក្ខខណ្ឌ៖ (១)ផលិតកម្មនៃមុខទំនិញនិងសេវាកម្ម ដែលត្រូវបានចាត់
ចូលក្នុងកម្រិតថ្នាក់ឬថ្នាក់រងណាមួយនោះ ត្រូវតែតាងឲ្យមួយភាគធំនៃផលិតផល របស់
ស្ថាប័នផលិតកម្មទាំងអស់ដែលពាក់ព័ន្ធ, និង (២)កម្រិតថ្នាក់នេះត្រូវតែរាប់បញ្ចូល នូវស្ថាប័ន
ដែលផលិតមុខទំនិញនិងសេវាកម្ម ដែលត្រូវនឹងលក្ខណៈរបស់ថ្នាក់នេះ។ លក្ខខណ្ឌទី១ត្រូវ
បានបង្កើតឡើង ដើម្បីធានាឲ្យបាននូវលក្ខណៈឯកសណ្ឋាន ឬភាពស្រដៀងគ្នាតាមដែលអាច
ធ្វើបាន របស់ស្ថាប័នដែលត្រូវបានចាត់ចូល ក្នុងកម្រិតថ្នាក់ឬថ្នាក់រងណាមួយនោះ។ ចំណែក
ឯលក្ខខណ្ឌទី២វិញ ត្រូវបានបង្កើតឡើងសម្រាប់បំពេញបន្ថែមឲ្យលក្ខខណ្ឌទី១។ លក្ខខណ្ឌ
ទាំងពីរនេះ គឺជាដែនកំណត់នៃភាពលម្អិតនៃការធ្វើចំណាត់ថ្នាក់ ដោយហេតុថា ការកំណត់
និយមន័យឲ្យដល់កម្រិតថ្នាក់ឬថ្នាក់រង ត្រូវបានតម្រូវឲ្យធ្វើឡើងដោយផ្អែកលើ លក្ខណៈបន្សំ
នៃសកម្មភាពសេដ្ឋកិច្ចចម្បង ដែលស្ថាប័នដែលត្រូវចាត់ថ្នាក់នោះពាក់ព័ន្ធ។

៣. សមាសភាគស្ថិតិនៃការធ្វើចំណាត់ថ្នាក់

សមាសភាគដែលត្រូវបានចាត់ចូល ក្នុងការធ្វើចំណាត់ថ្នាក់វិស័យសេដ្ឋកិច្ច មិនមែនជា ផលិតផលនោះទេ ប៉ុន្តែគឺជាស្ថាប័នផលិតកម្មដែលអាចដោះ គ្រឹះស្ថាន, សហគ្រាស ឬ ក្រុមហ៊ុន, គ្រួសារ ឬអង្គការប្រតិបត្តិការ។ ដោយហេតុថា ការជ្រើសយកប្រភេទសមាសភាគ ស្ថិតិណាមួយមកប្រើប្រាស់ ទាក់ទងខ្លាំងទៅនឹងប្រភេទនៃស្ថិតិដែលត្រូវប្រមូលយក សមាស ភាគស្ថិតិដែលមានលក្ខណៈសមស្រប សម្រាប់ការធ្វើចំណាត់ថ្នាក់ ចាំបាច់ត្រូវបំពេញឲ្យបាន នូវលក្ខខណ្ឌ៖ (ក)មានលក្ខណៈឯកសណ្ឋានខាងសកម្មភាពសេដ្ឋកិច្ច, (ខ)មានទិន្នន័យដាច់ ដោយឡែកស្តីពីសកម្មភាព របស់សាមីស្ថាប័ននីមួយៗទាំងនោះ ដែលអាចឲ្យគេយកបាន និង ដែលត្រូវបានចងក្រងឡើងយ៉ាងត្រឹមត្រូវ, និង (គ)មានកម្រិតស្វ័យភាពខ្លះៗ។ ស្វ័យភាពនេះ មិនតម្រូវឲ្យមានលក្ខណៈដាច់ខាតនោះទេ។ ជាឧទាហរណ៍ ប្រសិនបើស្ថាប័នមួយឬគណៈ គ្រប់គ្រងរបស់ស្ថាប័ននោះ ត្រូវបានអនុញ្ញាត ឲ្យមានសិទ្ធិកំណត់គោលដៅអាជីវកម្មរបស់ខ្លួន និងមានសិទ្ធិទិញឬលក់ដោយសេរីនៅលើទីផ្សារ ស្ថាប័នមួយនោះត្រូវបានចាត់ទុកថា ជា សមាសភាគមួយច្បាស់លាស់។

ខាងក្រោមនេះ ជាប្រភេទខុសៗគ្នានៃសមាសភាគស្ថិតិ៖

- ក) *សមាសភាគប្រភេទគ្រឹះស្ថាន* គឺជាអង្គការសេដ្ឋកិច្ចជាក់លាក់មួយ ដែលស្ថិត នៅក្រោមការគ្រប់គ្រងតែមួយ ឬម្ចាស់កម្មសិទ្ធិតែមួយ ពោលគឺ ស្ថិតក្រោម ស្ថាប័នស្របច្បាប់តែមួយ ដែលពាក់ព័ន្ធក្នុងសកម្មភាពតែមួយ ឬសកម្មភាព ចម្បងណាមួយ ប្រព្រឹត្តិទៅនៅលើទីតាំងជាក់លាក់មួយ។
- ខ) *សមាសភាគប្រភេទសកម្មភាព* គឺជាសហគ្រាស ឬផ្នែកនៃសហគ្រាស ដែល ពាក់ព័ន្ធក្នុងសកម្មភាពសេដ្ឋកិច្ចតែមួយ ឬសកម្មភាពសេដ្ឋកិច្ចចម្បងណាមួយ ដោយពុំប្រកាន់អំពីទីតាំងភូមិសាស្ត្រ ដែលសកម្មភាពទាំងនោះកើតឡើង។ សមាសភាគប្រភេទសកម្មភាពនេះ មានលក្ខណៈខុសពីប្រភេទគ្រឹះស្ថាននៅ ត្រង់ថា ប្រភេទសកម្មភាពនេះពុំប្រកាន់អំពីទីតាំងភូមិសាស្ត្រ នៃការអនុវត្ត សកម្មភាពសេដ្ឋកិច្ចឡើយ ពោលគឺ អាចមានលក្ខណៈពហុសណ្ឋានខាងទីតាំង (ទីតាំងច្រើនកន្លែង)។
- គ) *សមាសភាគបច្ចេកទេស* អាចជាផ្នែក ឬការិយាល័យនៃគ្រឹះស្ថាន ដែល ពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងចង្វាក់ផលិតកម្មទាំងមូល នៃទំនិញឬសេវាកម្ម របស់ខ្លួន ឬជាមួយនឹងដំណាក់កាលណាមួយ នៃចង្វាក់ផលិតកម្មទំនិញឬ

សេវាកម្មនោះ។ ផ្នែកឬការិយាល័យនៃរោងចក្រវេចខ្ចប់សាច់ ដែលផលិតចេញ ជាខ្លាញ់ជ្រូក សាច់ជ្រូកប្រឡាក់ ឬសាច់កំប៉ុង (ពោលគឺ ខ្សែចង្វាក់ផលិតកម្ម ផ្នែក) គឺជាឧទាហរណ៍នៃប្រភេទចង្វាក់ផលិតកម្មទាំងមូល របស់សមាសភាគ បច្ចេកទេស។ ផ្នែកនៃរោងចក្រវាយនភណ្ឌ ដែលរៃអំបោះ និងចាក់អារ ។ល។ (ពោលគឺ ខ្សែចង្វាក់ផលិតកម្មបញ្ឈរ) គឺជាឧទាហរណ៍នៃប្រភេទដំណាក់ កាលមួយនៃចង្វាក់ផលិតកម្ម របស់សមាសភាគបច្ចេកទេស។

ឃ) សមាសភាគមូលដ្ឋាន៖ គ្រប់ដណ្តប់លើគ្រប់សកម្មភាពសេដ្ឋកិច្ច ប្រតិបត្តិការ ដោយសហគ្រាសមួយ នៅលើទីតាំងមួយជាក់លាក់។ សមាសភាគមូលដ្ឋាន ខុសប្លែកពីសមាសភាគប្រភេទគ្រឹះស្ថាន នៅត្រង់លក្ខណៈពហុសណ្ឋាននៃ សកម្មភាពសេដ្ឋកិច្ច(សកម្មភាពសេដ្ឋកិច្ចច្រើន)។ លក្ខខណ្ឌតម្រូវនៃសមាស ភាគមូលដ្ឋាននេះគឺថា ស្ថាប័នត្រូវស្ថិតក្រោមម្ចាស់កម្មសិទ្ធិតែមួយ និងនៅលើ ទីតាំងតែមួយកន្លែង។

ង) សមាសភាគចំណុះ៖ ផ្គត់ផ្គង់ទាំងស្រុងឬជាចម្បង នូវទំនិញប្រើប្រាស់ទូទៅនិង សេវាកម្ម ទៅឲ្យស្ថាប័នមេ។ ទំនិញនិងសេវាកម្មទាំងនោះ គឺគ្រាន់តែជានួយ ដល់សកម្មភាពផលិតកម្ម របស់គ្រឹះស្ថាននានា ដែលជាបុត្រសម្ព័ន្ធរបស់ស្ថាប័ន មេនោះ ពោលគឺ មិនត្រូវបានបំប្លែងទៅជា បំណែកណាមួយនៃផលិតផល ដែលស្ថាប័នមេនោះផលិតឡើយ។ បណ្តាសមាសភាគខាងក្រោមនេះ មិនត្រូវ បានចាត់ទុកជាសមាសភាគចំណុះទេ ប៉ុន្តែគួរចាត់ទុកថាជាគ្រឹះស្ថានដាច់ដោយ ឡែក សម្រាប់ធ្វើចំណាត់ថ្នាក់ទៅតាមសកម្មភាពសេដ្ឋកិច្ចរបស់គ្រឹះស្ថានទាំង នោះ ប្រសិនបើទិន្នន័យនៃសកម្មភាពរបស់អង្គការទាំងនេះ អាចស្វែងរកបាន។

- ១. ស្ថាប័នដែលផលិតទំនិញឬបំពេញការងារ ដែលជាផ្នែកមួយនៃការ បង្កើតមូលធន,
- ២. ស្ថាប័នដែលផលិតទំនិញឬសេវាកម្ម មិនត្រឹមតែសម្រាប់ការប្រើ ប្រាស់របស់ស្ថាប័នមេប៉ុណ្ណោះទេ តែថែមទាំងលក់ផលិតផលទាំង នោះមួយចំនួនធំ ទៅឲ្យស្ថាប័នដទៃទៀត, និង
- ៣. ស្ថាប័នផលិតទំនិញ ដែលជាផ្នែកមួយនៃគ្រឿងបន្តិច នៃផលិតផល សម្រេចរបស់ស្ថាប័នមេ ជាអាទិ៍ ការផលិតប្រអប់ កំប៉ុងឬវត្ថុស្រដៀង

នេះ ។ល។ ដោយផ្អែកមួយនៃសហគ្រាស ដែលវេចខ្ចប់ផលិតផល ផ្ទាល់របស់ខ្លួន។

ឧទាហរណ៍នៃសមាសភាគចំណុះនេះ មានដូចជា៖ ការិយាល័យរដ្ឋបាល កណ្តាល, ឃ្នាំងស្តុកឥដ្ឋ, យានដ្ឋាន, ហាងជួសជុល, ឬរោងចក្រផលិត អគ្គិសនី ដែលផ្គត់ផ្គង់ជាចម្បងឲ្យគ្រឹះស្ថានផ្សេងទៀត នៃសហគ្រាសតែមួយ។

ច) សមាសភាគប្រភេទសហគ្រាស៖ គឺជានីតិបុគ្គល ឬបណ្តុំនៃនីតិបុគ្គល ដែល ប្រតិបត្តិ និងគ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោល នូវមុខងារចាំបាច់ទាំងអស់ សម្រាប់ដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន។ នីតិបុគ្គលអាចជា សាធិវកម្ម ក្រុមហ៊ុនសហភាគហ៊ុន សហករណ៍ ស្ថាប័នមិនរកប្រាក់ចំណេញ ក្រុមហ៊ុនឯក កម្មសិទ្ធិនិងប្រភេទនីតិបុគ្គលស្រដៀងនេះ។ រីឯបណ្តុំនៃនីតិបុគ្គលវិញ គឺជាក្រុម ឬបណ្តុំនៃបណ្តាស្ថាប័ន ដែលស្ថិតក្រោមកម្មសិទ្ធិឬការគ្រប់គ្រង របស់ភាគី ដែលមានគោលដៅផលប្រយោជន៍រួម។ ដូច្នេះ លក្ខខណ្ឌចម្បងរបស់សមាស ភាគប្រភេទសហគ្រាសនេះ គឺថាត្រូវមានម្ចាស់កម្មសិទ្ធិតែមួយ ឬការគ្រប់គ្រង តែមួយ។ ថ្វីបើយ៉ាងនេះ សមាសភាគនេះអាចមានលក្ខណៈពហុសណ្ឋាន ទាំង ខាងប្រភេទសកម្មភាពសេដ្ឋកិច្ច និងទាំងខាងទីតាំង ពោលគឺ អាចមានសកម្ម ភាពសេដ្ឋកិច្ចនិងទីតាំងច្រើន។

៤. វិធាននៃការធ្វើចំណាត់ថ្នាក់លើសមាសភាគស្ថិតិ

៤.១. វិធានទូទៅ

ជាទូទៅ ការធ្វើចំណាត់ថ្នាក់លើសមាសភាគស្ថិតិមួយ ត្រូវបានកំណត់ដោយសកម្មភាព ចម្បងឬសំណុំនៃសកម្មភាព របស់សមាសភាគស្ថិតិនោះ។ សកម្មភាពបន្ទាប់បន្សំរបស់ សមាសភាគស្ថិតិ ពុំត្រូវបានយកមកពិចរណា ក្នុងការធ្វើចំណាត់ថ្នាក់នេះឡើយ។ សកម្មភាព ចម្បងរបស់សមាសភាគស្ថិតិ ជាទូទៅអាចកំណត់បាន តាមរយៈមុខទំនិញឬប្រភេទសេវាកម្ម ដែលសមាសភាគនោះលក់ឬផ្គត់ផ្គង់ ទៅឲ្យសមាសភាគស្ថិតិផ្សេងទៀតឬអ្នកប្រើប្រាស់។ ទោះជាយ៉ាងនេះក្តី ដើម្បីធ្វើបំណែងចែកចំណាត់ថ្នាក់សកម្មភាពនៅក្នុងច.ស.វ.ក គេគួរប្រើ ប្រាស់ សេចក្តីបរិយាយនិងពន្យល់អំពីលក្ខណៈ នៃកម្រិតថ្នាក់នីមួយៗរបស់ច.ស.វ.ក ដែល បានកំណត់ដោយផ្អែកតាមលក្ខណៈនៃ ផលិតផលសម្រេចដែលផលិតបាន(ធាតុចេញ) វត្ថុ ធាតុដើមដែលត្រូវបានប្រើសម្រាប់ផលិត(ធាតុចូល) និងដំណើរការផលិតកម្ម។ តាមទ្រឹស្តី សកម្មភាពចម្បងអាចត្រូវបានកំណត់ឡើង ដោយយោងតាមតម្លៃបន្ថែម នៃទំនិញឬសេវាកម្ម

ដែលបានផ្គត់ផ្គង់។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង គេពិបាកយកព័ត៌មានអំពីតម្លៃបន្ថែមនេះ
ណាស់។ ក្នុងករណីនេះ លក្ខខណ្ឌខាងក្រោមត្រូវបានយកមកប្រើជំនួសវិញ ដើម្បីកំណត់អំពី
សកម្មភាពចម្បងរបស់សមាសភាគស្ថិតិ៖

(១) លក្ខខណ្ឌជំនួសផ្អែកតាមធាតុចេញ៖

- ១.១. ទំហំទឹកប្រាក់នៃផលិតផលដុល របស់សមាសភាគស្ថិតិ ទាំងជាប្រភេទ
ទំនិញនិងសេវាកម្ម ដែលត្រូវគ្នានឹងបំណែងចែកចំណាត់ថ្នាក់របស់
សកម្មភាពនីមួយៗ, និង
- ១.២. ទំហំទឹកប្រាក់នៃការលក់ទំនិញឬសេវាកម្ម ដែលត្រូវគ្នានឹងបំណែងចែក
ចំណាត់ថ្នាក់របស់សកម្មភាពនីមួយៗ។

(២) លក្ខខណ្ឌជំនួសផ្អែកតាមធាតុចូល៖

- ២.១. ចំនួនប្រាក់ឈ្នួលនិងប្រាក់ខែសម្រាប់ចំណាយលើសកម្មភាពផ្សេងៗ,
- ២.២. ចំនួនម៉ោងធ្វើការដែលសកម្មភាពនីមួយៗត្រូវការ, និង
- ២.៣. ចំនួនបុគ្គលិកដែលប្រើប្រាស់សម្រាប់បំពេញសកម្មភាពនីមួយៗ។

៤.២. ការធ្វើចំណាត់ថ្នាក់ចំពោះស្ថាប័នដែលមានសកម្មភាពដាច់ពីគ្នាច្រើន

ប្រសិនស្ថាប័នមួយ ពាក់ព័ន្ធក្នុងប្រភេទសកម្មភាពដាច់ពីគ្នាច្រើន ដែលពុំអាចបែងចែក
ស្ថាប័ននោះ ឲ្យទៅជាសមាសភាគស្ថិតិដាច់ដោយឡែកពីគ្នាបាន (ឧ. ផលិតកម្មនំដុតត្រូវបាន
បញ្ចូលជាមួយផលិតកម្មនំស្លកូឡា) នោះគេគួរចាត់ស្ថាប័នប្រភេទនេះ ឲ្យចូលក្នុងចំណាត់
ថ្នាក់របស់ច.ស.វ.កមួយប្រភេទ ដែលលក្ខណៈរបស់វាមានតម្លៃបន្ថែមច្រើនបំផុត ដោយប្រើ
ប្រាស់វិធីសាស្ត្រ "ពិភមិតខ្ពស់មកទាប"។ ក្នុងករណីនេះ គេត្រូវកំណត់ប្រភេទចំណាត់ថ្នាក់
ដែលមានកម្រិតខ្ពស់បំផុត (លេខសម្គាល់ ១ ខ្ទង់) ឲ្យបានជាមុនសិន បន្ទាប់មកប្រភេទលេខ
សម្គាល់ ២ ខ្ទង់ (ផ្នែក) បន្តមកប្រភេទលេខសម្គាល់ ៣ ខ្ទង់ (ក្រុម) និងជាចុងក្រោយគឺលេខ
សម្គាល់ ៤ ខ្ទង់ និង ៥ ខ្ទង់។

៤.៣. ការធ្វើចំណាត់ថ្នាក់ចំពោះស្ថាប័នដែលមានខ្សែចង្វាក់ផលិតកម្មបញ្ជូរ

ខ្សែចង្វាក់ផលិតកម្មបញ្ជូរ កើតមានឡើងនៅពេលដែល ស្ថាប័នមួយបំពេញសកម្ម
ភាពសម្រាប់រាល់ដំណាក់កាលនៃចង្វាក់ផលិតកម្ម ហើយធាតុចេញនៃដំណាក់កាលផលិតកម្ម
មួយ ក្លាយជាធាតុចូលនៃដំណាក់កាលផលិតកម្មបន្ទាប់។ ស្ថាប័នដែលមានខ្សែចង្វាក់ផលិត
កម្មបែបនេះ គួរត្រូវបានធ្វើចំណាត់ថ្នាក់ ដោយផ្អែកតាមប្រភេទផលិតផលសម្រេចរបស់
ស្ថាប័ននោះ លើកលែងតែក្នុងបរិបទមួយ ដែលតម្រូវឲ្យបំពេញលក្ខខណ្ឌផ្សេងទៀត។ ជា

ឧទាហរណ៍ ការធ្វើអាជីវកម្មយកដីឥដ្ឋ រួមជាមួយនឹងផលិតកម្មឥដ្ឋ ត្រូវបានចាត់ចូលក្នុង ប្រភេទ«ផលិតកម្មឥដ្ឋ» រីឯការកាប់ឈើ រួមបញ្ចូលជាមួយនឹងការអារឈើ ត្រូវបានចាត់ចូលក្នុង ប្រភេទ«ការអារឈើ»។

៤.៤. ការធ្វើចំណាត់ថ្នាក់ចំពោះស្ថាប័នផ្តល់សេវាជួសជុលនិងថែទាំ

ច.ស.វ.ក បានបង្កើតចំណាត់ថ្នាក់ដាច់ដោយឡែក ចំពោះសកម្មភាពជួសជុលគ្រប់ ប្រភេទ។ ថ្វីបើយ៉ាងនេះ សកម្មភាពជួសជុលនិងថែទាំនេះ ពុំត្រូវបានចាត់ចូលទៅក្នុងចំណាត់ ថ្នាក់តែមួយប្រភេទនោះឡើយ។ ពោលគឺ សកម្មភាពទាំងនេះត្រូវបានធ្វើចំណាត់ថ្នាក់ ដោយ ផ្អែកលើប្រភេទនៃឧបករណ៍ ដែលត្រូវជួសជុលឬថែទាំ ដូចជា៖ (១)ការជួសជុលរថយន្ត និង ម៉ូតូ ត្រូវបានចាត់ចូលក្នុងកម្រិតថ្នាក់ ៤៥២០ និង ៤៥៤០ រៀងគ្នា, (២)ការជួសជុលកុំព្យូទ័រ និងឧបករណ៍ខាងទូរគមនាគមន៍ ត្រូវបានចាត់ចូលក្នុងកម្រិតក្រុម ៩៥១, (៣)ការជួសជុល របស់របរប្រើប្រាស់ក្នុងផ្ទះនិងផ្ទាល់ខ្លួន ត្រូវបានចាត់ចូលក្នុងកម្រិតក្រុម ៩៥២, (៤)ការជួស ជុលគ្រឿងម៉ាស៊ីននិងបរិក្ខារផ្សេងទៀត ត្រូវបានចាត់ចូលក្នុងកម្រិតក្រុម ៣៣១, និង (៥)ការ ជួសជុលអគារនិងប្រភេទសំណង់ដទៃទៀត ត្រូវបានចាត់ចូលក្នុងកម្រិតផ្នែក ៤៣។

៥. រចនាសម្ព័ន្ធនិងប្រព័ន្ធដាក់លេខសម្គាល់

ច.ស.វ.អនៃកំណែទី ៤ របស់អង្គការសហប្រជាជាតិ មានលក្ខណៈលម្អិតជាងច.ស.វ.អ នៃកំណែទី ៣។ ប្រភេទចំណាត់ថ្នាក់ដែលមានកម្រិតខ្ពស់(កម្រិត«ជំពូក»)ជាច្រើន ត្រូវបាន បង្កើតឡើង ពិសេសសម្រាប់សកម្មភាពប្រភេទសេវាកម្ម។ ការប្រើប្រាស់តួអក្សរសម្រាប់ សម្គាល់«ជំពូក» ត្រូវបានរក្សាទុកដដែល ដើម្បីចៀសវាងការកែប្រែរចនាសម្ព័ន្ធលេខសម្គាល់ របស់ច.ស.វ.ក។

ការបំបែកប្រភេទចំណាត់ថ្នាក់ឲ្យមាន ៥ កម្រិត ត្រូវបានរក្សាទុកដដែលនៅក្នុង ច.ស.វ.ក។ កម្រិតទី១នៃការបំបែកនេះ ត្រូវបានហៅថា«ជំពូក»។ កម្រិតជំពូកត្រូវបានតាង ដោយតួអក្សរ រីឯកម្រិតចំណាត់ថ្នាក់ផ្សេងទៀត ត្រូវបានតាងដោយលេខ ដែលគេអាចអាន បានដូចតទៅ៖ ខ្ទង់ទី១និងទី២នៃលេខសម្គាល់ បញ្ជាក់អំពីកម្រិត«ផ្នែក»របស់ចំណាត់ថ្នាក់, លេខបីខ្ទង់ដំបូងបញ្ជាក់អំពីកម្រិត«ក្រុម», លេខបួនខ្ទង់ដំបូងបញ្ជាក់អំពីកម្រិត«ថ្នាក់», ហើយ លេខទាំងប្រាំខ្ទង់បញ្ជាក់អំពីកម្រិត«ថ្នាក់រង»នៃចំណាត់ថ្នាក់។ ឯកសារច.ស.វ.កនេះ រួមមាន៖ ២១ ជំពូក, ៨៦ ផ្នែក, ២៣៨ ក្រុម, ៤៦៤ ថ្នាក់, និង ៨៣៧ ថ្នាក់រង។ ឋានានុក្រុមនៃចំណាត់ ថ្នាក់គឺ៖ ជំពូក ផ្នែក ក្រុម ថ្នាក់ និងថ្នាក់រង។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៣
ក្រុម	១២
ថ្នាក់	៣៦
ថ្នាក់រង	១០៦

ជំពូកនេះរាប់បញ្ចូលការធ្វើអាជីវកម្មធនធានធម្មជាតិ មានបន្លែនិងសត្វ ដែលរួមមាន៖ សកម្មភាពនៃការដាំដុះដំណាំ ការចិញ្ចឹមនិងការបង្កាត់ពូជសត្វ ការប្រមូលផលព្រៃឈើនិងរុក្ខជាតិផ្សេងៗ និងផលិតផលសត្វឬសត្វ ពីកសិដ្ឋានឬពីជម្រកធម្មជាតិ។

ជំពូកនេះរាប់បញ្ចូលផងដែរនូវ ផលិតកម្មសត្វនិងដំណាំ ការប្រមាញ់និងសកម្មភាពសេវាកម្មដែលទាក់ទង និងរុក្ខកម្មនិងការកាប់ឈើ។

ផ្នែក ០១ ៖ ផលិតកម្មដំណាំនិងសត្វ ការប្រមាញ់និងសកម្មភាពសេវាកម្មដែលទាក់ទង

ផ្នែកនេះរាប់បញ្ចូលសកម្មភាពចម្បងចំនួនពីរ គឺផលិតកម្មនៃផលិតផលដំណាំ និងផលិតកម្មនៃផលិតផលសត្វ ទាំងជាទម្រង់សរីរាង្គ និងទម្រង់បង្កាត់ពូជតាមហ្សេណេទិច។

ផ្នែកនេះរាប់បញ្ចូលផងដែរ នូវសកម្មភាពសេវាកម្មបន្ទាប់បន្សំ ទាំងសម្រាប់កសិកម្ម ការប្រមាញ់ និងសម្រាប់ការដាក់អន្ទាក់និងសកម្មភាពដែលទាក់ទង។

សកម្មភាពកសិកម្មមិនរាប់បញ្ចូលនូវ ការកែច្នៃផលិតផលកសិកម្ម ដែលត្រូវបានចាត់ថ្នាក់នៅក្នុងផ្នែក ១០ និង ១១ (ការផលិតផលិតផលម្ហូបអាហារ និងភេសជ្ជៈ) និងផ្នែក ១២ (ការផលិតផលិតផលថ្នាំជក់) ពោលគឺហួសពីការងាររៀបចំផលិតផលសម្រាប់លក់លើទីផ្សារបឋម។ ទោះជាយ៉ាងនេះក្តី ការរៀបចំផលិតផលសម្រាប់លក់លើទីផ្សារបឋម ត្រូវបានរាប់បញ្ចូលក្នុងផ្នែកនេះ។

ផ្នែកនេះមិនរាប់បញ្ចូលការស្ថាបនាទឹកស្អាត (ឧ.៖ ការពង្រាបដឹកសិកម្ម ការធ្វើប្រព័ន្ធធារាសាស្ត្រ ការរៀបចំស្រែ។ល។) ដែលត្រូវបានចាត់ថ្នាក់ក្នុងជំពូក«ច» (សំណង់) និងមិន

រាប់បញ្ចូលអ្នកទិញនិងសមាគមកសិករ ដែលពាក់ព័ន្ធនឹងសកម្មភាពរកទីផ្សារសម្រាប់ផលិតផលកសិដ្ឋាន ដូចបានចាត់ថ្នាក់ក្នុងជំពូក«ឆ»។

ក្រុម ០១១ ៖ ការដាំដុះដំណាំអាយុកាលខ្លី

ក្រុមនេះរាប់បញ្ចូលនូវការដាំដុះដំណាំអាយុកាលខ្លី ពោលគឺដំណាំដែលអាចនៅរស់មិនលើសពី ២ រដូវដាំដុះ។ ការដាំដុះដំណាំទាំងនេះសម្រាប់ធ្វើពូជ ក៏ត្រូវបានរាប់បញ្ចូលក្នុងក្រុមនេះផងដែរ។

ក្រុម ០១២ ៖ ការដាំដុះដំណាំអាយុកាលវែង

ក្រុមនេះរាប់បញ្ចូលនូវការដាំដុះដំណាំអាយុកាលវែង ពោលគឺដំណាំដែលអាចនៅរស់លើសពី ២ រដូវដាំដុះ មិនថាដាច់ហើយដុះឡើងវិញនៅរដូវនីមួយៗ ឬបន្តដុះជាលដាប់នោះឡើយ។ ការដាំដុះដំណាំទាំងនេះសម្រាប់ធ្វើពូជ ក៏ត្រូវបានរាប់បញ្ចូលក្នុងក្រុមនេះដែរ។

ក្រុម ០១៣ ៖ ការបណ្តុះរុក្ខជាតិ

ក្រុមនេះរាប់បញ្ចូល នូវផលិតកម្មរុក្ខជាតិដើមមានជីវិតប្រើសម្រាប់ដាំដុះ រួមមានដូចជាកំណាត់រុក្ខជាតិ ខ្នងរុក្ខជាតិ និងពន្លករុក្ខជាតិ ដែលត្រូវបានប្រើប្រាស់សម្រាប់បណ្តុះរុក្ខជាតិដោយផ្ទាល់ ឬសម្រាប់បំបៅលើមែករុក្ខជាតិដើម្បីដាំដុះ សំដៅផលិតចេញជាដំណាំ។

ក្រុម ០១៤ ៖ ផលិតកម្មសត្វ

ក្រុមនេះរាប់បញ្ចូលការចិញ្ចឹម (ការធ្វើកសិដ្ឋាន) និងការបង្កាត់ពូជ សត្វគ្រប់ប្រភេទលើកលែងសត្វទឹក។

ក្រុមនេះមិនរាប់បញ្ចូលសេវាកម្មគាំទ្រការបង្កាត់ពូជ ដូចជា៖ សេវាកម្មដាក់បាបង្កាត់ (មើល ០១៦២) ការថែរក្សានិងការឲ្យចំណីដល់សត្វកសិដ្ឋាន(មើល ០១៦២) និងផលិតកម្មស្បែកសត្វពីទីសត្តយាត(មើល ១០១០)។

ក្រុម ០១៦ ៖ សកម្មភាពគាំទ្រ ដល់កសិកម្មនិងការងារក្រោយប្រមូលផលដំណាំ

ក្រុមនេះរាប់បញ្ចូល នូវសកម្មភាពបន្ទាប់បន្សំ សម្រាប់គាំទ្រដល់ផលិតកម្មកសិកម្ម និងសកម្មភាពស្រដៀងគ្នានឹងកសិកម្ម ដែលមិនមានគោលបំណងខាងផលិតកម្ម (បានដល់កិច្ចការប្រមូលផលផលិតផលកសិកម្ម) ប្រព្រឹត្តិឡើងទាំងក្រោមទម្រង់ជាការបង់តម្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា។ សកម្មភាពក្រោយប្រមូលផលដំណាំ ដែលមានគោលបំណងរៀបចំផលិតផលកសិកម្ម សម្រាប់លក់លើទីផ្សារបឋម ក៏ត្រូវបានចាត់ចូលក្នុងក្រុមនេះដែរ។

ក្រុម ០១៧ ៖ ការប្រមាញ់ ការដាក់អន្ទាក់ និងសកម្មភាពសេវាកម្មដែលទាក់ទង

ក្រុមនេះរាប់បញ្ចូលនូវ៖ ការប្រមាញ់ និងការដាក់អន្ទាក់សត្វសម្រាប់អាជីវកម្ម, ការចាប់សត្វ (ស្លាប់ ឬរស់) សម្រាប់អាហារ យករោម យកស្បែក ឬប្រើនៅក្នុងការស្រាវជ្រាវ ដាក់នៅក្នុងសួនសត្វ ឬធ្វើជាសត្វចិញ្ចឹម, និងផលិតកម្មស្បែកសត្វល្អិត ឬរោមសត្វស្លាប តាមរយៈសកម្មភាពប្រមាញ់ ឬដាក់អន្ទាក់។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០១ ៖ ផលិតកម្មដំណាំនិងសត្វ ការប្រមាញ់និងសកម្មភាពដែលទាក់ទង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០១១			ការដាំដុះដំណាំអាយុកាលខ្លី
	០១១១ ^(១)		ការដាំដុះដំណាំធួនជាតិ (លើកលែងស្រូវ) ដំណាំសណ្តែកបន្លែ និងដំណាំសណ្តែកប្រេង
		០១១១១	ការដាំដុះពោត
		០១១១២	ការដាំដុះដំណាំសណ្តែកបន្លែ ^(២)
		០១១១៣	ការដាំដុះដំណាំសណ្តែកប្រេង ^(៣)
		០១១១៤	ការដាំដុះដំណាំធួនជាតិដទៃទៀត ដែលពុំបានរាប់បញ្ចូល
	០១១២ ^(៤)		ការដាំដុះស្រូវ
		០១១២០	ការដាំដុះស្រូវ
	០១១៣ ^(៥)		ការដាំដុះបន្លែនិងដំណាំអម្បូរត្រសក់ផ្អែម ដំណាំយក ឫសនិងមើម
		០១១៣១	ការដាំដុះបន្លែយកដើម និងស្លឹក ^(៦)
		០១១៣២	ការដាំដុះបន្លែយកផ្លែ ^(៧)
		០១១៣៣	ការដាំដុះដំណាំអម្បូរត្រសក់ផ្អែម ^(៨)
		០១១៣៤	ការដាំដុះផ្សិត
		០១១៣៥	ការដាំដុះបន្លែគ្រាប់
		០១១៣៦	ការដាំដុះបន្លែគ្រាប់ផ្សេងទៀត
		០១១៣៧	ការដាំដុះដំណាំយកឫស ឬមើម ^(៩)
	០១១៤		ការដាំដុះអំពៅ
		០១១៤០	ការដាំដុះអំពៅ

- (១) **រាប់បញ្ចូល** ការដាំដុះដំណាំចម្រុះស្ថិតក្នុងផ្នែកកសិកម្ម
- មិនរាប់បញ្ចូល** ការដាំដុះពោតសម្រាប់ចំណីសត្វ (មើល ០១១៩៩)។
- (២) **រាប់បញ្ចូល** ការដាំដុះសណ្តែកបារាំង សណ្តែកគូរ ។ល។
- (៣) **រាប់បញ្ចូល** ការដាំដុះសណ្តែកសៀង សណ្តែកដី ល្ង ផ្កាឈូកវត្ត ពោតសម្រាប់ចំណីសត្វ ។ល។
- (៤) **រាប់បញ្ចូល** ការដាំដុះស្រូវ (ដំណើបនិងខ្យាយ) ប្រភេទសរីរាង្គ និងបង្កាត់ពូជតាមហ្សេណេទិច។
- (៥) **មិនរាប់បញ្ចូល** ការដាំដុះ៖ (ក) មេផ្សិត (មើល ០១៣០៣), (ខ) ម្ទេសនិងគ្រឿងហិរផ្សេងទៀត និងដំណាំក្រអូប (មើល ០១២៨)។
- (៦) **រាប់បញ្ចូល** ការដាំដុះទំពាំងបារាំង ស្ពៃក្តាប ស្ពៃចង្កឹះ សាឡាត់ ។ល។
- (៧) **រាប់បញ្ចូល** ការដាំដុះត្រសក់ ប៉េងប៉ោះ ។ល។
- (៨) **រាប់បញ្ចូល** ការដាំដុះឌីឡឺក ត្រសក់ស្រូវ ។ល។
- (៩) **រាប់បញ្ចូល** ការដាំដុះដំឡូងមី ដំឡូងផ្អែម (ដំឡូងថ្លា ដំឡូងគ។ល។) ការុត ខ្លឹមស កូចឬដំឡូងឈើផ្សេងទៀត ។ល។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០១ ៖ ផលិតកម្មដំណាំនិងសត្វ ការប្រមាញ់និងសកម្មភាពដែលទាក់ទង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	០១១៥		ការដាំដុះថ្នាំជក់
		០១១៥០	ការដាំដុះថ្នាំជក់
	០១១៦ ^(១)		ការដាំដុះដំណាំសរសៃ
		០១១៦០	ការដាំដុះកប្បាស និងដំណាំសរសៃដទៃទៀត
	០១១៩ ^(២)		ការដាំដុះដំណាំអាយុកាលខ្លីដទៃទៀត
		០១១៩១	ការដាំដុះផ្កា រាប់ទាំងផលិតកម្មផ្កាដែលកាត់ពីដើម ក្រពុំផ្កា និងគ្រាប់ផ្កា
		០១១៩២	ការដាំដុះសាត្វ
		០១១៩៩	ការដាំដុះដំណាំអាយុកាលខ្លីដទៃទៀត ដែលពុំបានរាប់បញ្ចូល
០១២			ការដាំដុះដំណាំអាយុកាលវែង
	០១២១		ការដាំដុះទំពាំងបាយជូរ
		០១២១០	ការដាំដុះទំពាំងបាយជូរ ^(៣)
	០១២២		ការដាំដុះផ្លែឈើតំបន់ត្រូពិច និងអនុតំបន់ត្រូពិច
		០១២២១	ការដាំដុះចេក
		០១២២២	ការដាំដុះស្វាយ
		០១២២៣	ការដាំដុះធុរេន
		០១២២៤	ការដាំដុះសាវម៉ាវ
		០១២២៥	ការដាំដុះមៀន
		០១២២៦	ការដាំដុះល្ងូង
		០១២២៧	ការដាំដុះម្នាស់
		០១២២៨	ការដាំដុះស្រកានាគ

- (១) រាប់បញ្ចូល
 - (ក) ការដាំដុះកប្បាស
 - (ខ) ការដាំដុះក្រចៅ និងដំណាំសរសៃដទៃទៀតសម្រាប់ផលិតវាយនភណ្ឌ
 - (គ) ការដាំដុះដំណាំពពួកឆ្នៃសម្រាប់វេញជាខ្សែ
 - (ឃ) ការដាំដុះដំណាំដើម្បីយកធាងវេញជាខ្សែ (ឧ. ដើមស៊ីហ្សាល់) និងដំណាំសរសៃសម្រាប់ផលិតវាយនភណ្ឌដទៃទៀតក្នុងពពួកអាហ្សាវ (ប្រទាលម្សាំង)
 - (ង) ការដាំដុះចេកអាបាកា និងដំណាំគិណជាតិប្រភេទសរសៃ (ឧ. ដើមវ៉ាមីយ៉េ) ដទៃទៀតសម្រាប់ផលិតវាយនភណ្ឌ
 - (ច) ការដាំដំណាំសរសៃដទៃទៀត។
- (២) មិនរាប់បញ្ចូល ការដាំដុះរុក្ខជាតិគ្រឿងទេស រុក្ខជាតិយកក្លិន និងរុក្ខជាតិឱសថនិងថ្នាំពុល ដែលមានអាយុកាលខ្លី (មើល ០១២៨)។
- (៣) មិនរាប់បញ្ចូល ការផលិតស្រា (មើល ១១០២)។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០១ ៖ ផលិតកម្មដំណាំនិងសត្វ ការប្រមាញ់និងសកម្មភាពដែលទាក់ទង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
		០១២២៩	ការដាំដុះផ្លែឈើតំបន់ត្រូពិច និងអនុតំបន់ត្រូពិចដទៃទៀត ដែលពុំបានរាប់បញ្ចូល ^(១)
	០១២៣		ការដាំដុះដំណាំក្រូច
		០១២៣១	ការដាំដុះក្រូចផ្លូវ
		០១២៣២	ការដាំដុះក្រូចឆ្មារ
		០១២៣៣	ការដាំដុះក្រូចឃ្វិច និងក្រូចពោធិ៍សាត់
		០១២៣៩	ការដាំដុះដំណាំក្រូចដទៃទៀត ដែលពុំបានរាប់បញ្ចូល
	០១២៤		ការដាំដុះដំណាំហូបផ្លែ និងមានគ្រាប់
		០១២៤១	ការដាំដុះត្របែក
		០១២៤៩	ការដាំដុះដំណាំហូបផ្លែ និងមានគ្រាប់ដទៃទៀត ដែលពុំបានរាប់បញ្ចូល
	០១២៥ ^(២)		ការដាំដុះដំណាំហូបផ្លែនិងគ្រាប់ ប្រភេទដើមឈើនិងចុល្លព្រឹក្សដទៃទៀត
		០១២៥១	ការដាំដុះដំណាំហូបផ្លែ ^(៣)
		០១២៥២	ការដាំដុះដំណាំហូបគ្រាប់
		០១២៥៣	ការដាំដុះស្វាយចន្ទី និងគ្រាប់ផ្លែឈើដែលអាចហូបបានដទៃទៀត
		០១២៥៩	ការដាំដុះដំណាំហូបផ្លែ ប្រភេទដើមឈើនិងចុល្លព្រឹក្សដទៃទៀត ^(៤)
	០១២៦ ^(៥)		ការដាំដុះដំណាំផ្លែដែលមានជាតិប្រេង
		០១២៦១	ការដាំដុះដូងប្រេង (ចម្ការធំ និងចម្ការតូច)
		០១២៦២	ការដាំដុះដូង (ចម្ការធំ និងចម្ការតូច)
	០១២៧		ការដាំដុះដំណាំសម្រាប់ផលិតភេសជ្ជៈ
		០១២៧១	ការដាំដុះកាហ្វេ
		០១២៧២	ការដាំដុះតែ
		០១២៧៣	ការដាំដុះកាកាវ
		០១២៧៩	ការដាំដុះដំណាំសម្រាប់ផលិតភេសជ្ជៈដទៃទៀត ដែលពុំបានរាប់បញ្ចូល
	០១២៨		ការដាំដុះរុក្ខជាតិត្រៀងទេស រុក្ខជាតិយកក្លិន និងរុក្ខជាតិឱសថនិងថ្នាំពុល
		០១២៨១	ការដាំដុះម្រេច
		០១២៨២	ការដាំដុះម្ទេស

(១) រាប់បញ្ចូល លុត លាំងសាតគ្រប់ប្រភេទ ចម្ប៉ាដាក់ ខ្នុរ មង្គុត រកាំ សិរមាន់ ផ្លែប៉រ ។ល។

(២) មិនរាប់បញ្ចូល ការដាំដុះដំណាំដូង (មើល ០១២៦៣)។

(៣) រាប់បញ្ចូល ស្រូវប៊ើរី ប្លូប៊ើរី គីរី និងពពួកដំណាំហូបផ្លែ (សាច់ផ្លែ) ដទៃទៀត។

(៤) រាប់បញ្ចូល ការដាំដុះដំណាំសណ្តែកឡូកាស ។ល។

(៥) មិនរាប់បញ្ចូល ការដាំដុះសណ្តែកសៀង សណ្តែកដី និងសណ្តែកប្រេងដទៃទៀត (មើល ០១១១)។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០១ ៖ ផលិតកម្មដំណាំនិងសត្វ ការប្រមាញ់និងសកម្មភាពដែលទាក់ទង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
		០១២៨៣	ការដាំដុះចន្ទីគ្រឹះស្នា
		០១២៨៤	ការដាំដុះខ្ចី
		០១២៨៥	ការដាំដុះរុក្ខជាតិប្រើជាចម្បងសម្រាប់ធ្វើទឹកអប់ ឱសថឬថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ផ្សិត ឬសម្រាប់គោលបំណងស្រដៀងគ្នា ^(១)
		០១២៨៩	ការដាំដុះរុក្ខជាតិគ្រឿងទេស និងរុក្ខជាតិយកក្លិនដទៃទៀត ដែលពុំបានរាប់បញ្ចូល ^(២)
	០១២៩		ការដាំដុះដំណាំអាយុកាលវែងដទៃទៀត
		០១២៩១	ការដាំដុះកៅស៊ូ (ចម្ការធំ)
		០១២៩២	ការដាំដុះកៅស៊ូ (ចម្ការតូច)
		០១២៩៣	ការដាំដុះដើមឈើដើម្បីដកយករុក្ខសរស ^(៣)
		០១២៩៤	ការដាំដុះដើមត្នោត
		០១២៩៥	ការដាំដុះដើមស្លា
		០១២៩៦	ការដាំដុះដើមរូបៀល
		០១២៩៩	ការដាំដុះដំណាំអាយុកាលវែងដទៃទៀត ដែលពុំបានរាប់បញ្ចូល ^(៤)
០១៣			ការបណ្តុះរុក្ខជាតិ
	០១៣០ ^(៥)		ការបណ្តុះរុក្ខជាតិ
		០១៣០១	ការបណ្តុះរុក្ខជាតិដោយគ្រាប់ ^(៦)
		០១៣០២	ការបណ្តុះរុក្ខជាតិដោយវិធីសាស្ត្រដទៃទៀត ^(៧)

- (១) រាប់បញ្ចូល មិនរាប់បញ្ចូល ការដាំដុះស្លឹកគ្រៃ ស្លឹកតើយ ។ល។
 - (ក) ការដាំដុះដើមពុកមាត់ឆ្មា (មើល ០១២៨៩)
 - (ខ) ការដាំដុះដើមអន្ទង់ស (មើល ០១២៨៩)។
- (២) មិនរាប់បញ្ចូល
 - (ក) ការដាំដុះដើមពុកមាត់ឆ្មា
 - (ខ) ការដាំដុះដើមអន្ទង់ស
 - (គ) ការដាំដុះដើមអុបនីយ ដើមក្តាំពូ ។ល។
- (៣) មិនរាប់បញ្ចូល ការប្រមូលយករុក្ខសរសរដើមឈើ ឬជើរឈើស្រដៀងនឹងជើរកៅស៊ូពីក្នុងព្រៃ (មើល ០២៣០)។
- (៤) រាប់បញ្ចូល
 - (ក) ការដាំដុះដើមស្រល់សាបាំង (ដើមគ្រិស្តស្នាស់)
 - (ខ) ការដាំដុះរុក្ខជាតិដើមនៃប្រភេទស្រល់នេះ ប្រើជាចម្បងសម្រាប់ដាំដុះ។
- (៥) មិនរាប់បញ្ចូល ការដាំដុះរុក្ខជាតិសម្រាប់ផលិតកម្មគ្រាប់ពូជ (មើលក្រុម ០១១ និង ០១២)។
- (៦) រាប់បញ្ចូល រុក្ខជាតិសម្រាប់តុបតែង និងស្មៅបន្តាំ។
- (៧) រាប់បញ្ចូល មិនរាប់បញ្ចូល ការដាំដុះរុក្ខជាតិរស់ សម្រាប់យកគល់មើម មើមនិងឫស មែកនិងស្លឹក មេផ្សិត ដំណើរការនៃការថែទាំកូនឈើព្រៃ (មើល ០២១០៣)។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០១ ៖ ផលិតកម្មដំណាំនិងសត្វ ការប្រមាញ់និងសកម្មភាពដែលទាក់ទង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០១៤			ផលិតកម្មសត្វ
	០១៤១ ^(១)		ការចិញ្ចឹមគោ និងក្របី
		០១៤១១	ការចិញ្ចឹម ការបង្កាត់ពូជ និងផលិតកម្មគោនិងក្របី
		០១៤១២	ផលិតកម្មទឹកដោះគោស្រស់ ពីគោឬក្របី
		០១៤១៣	ផលិតកម្មទឹកកាមគោឬក្របី
	០១៤២ ^(២)		ការចិញ្ចឹមសេះ និងសត្វក្នុងអម្បូរដូចគ្នាដទៃទៀត
		០១៤២០	ការចិញ្ចឹម និងការបង្កាត់ពូជសេះ លា សេះទេស ឬលាទេស
	០១៤៤ ^(៣)		ការចិញ្ចឹមចៀម និងពពែ
		០១៤៤១	ការចិញ្ចឹម ការបង្កាត់ពូជ និងផលិតកម្មចៀម និងពពែ
		០១៤៤២	ការផលិតទឹកដោះស្រស់របស់សត្វចៀម និងពពែ
	០១៤៥		ការចិញ្ចឹមជ្រូក
		០១៤៥០	ការចិញ្ចឹម ការបង្កាត់ពូជ និងផលិតកម្មជ្រូក
	០១៤៦ ^(៤)		ការចិញ្ចឹមបសុបក្សី
		០១៤៦១	ការចិញ្ចឹម ការបង្កាត់ពូជ និងផលិតកម្មកូនមាន់ និងមាន់សម្រាប់យកសាច់
		០១៤៦២	ការចិញ្ចឹម ការបង្កាត់ពូជ និងផលិតកម្មទា
		០១៤៦៣	ការចិញ្ចឹម ការបង្កាត់ពូជ និងផលិតកម្មក្លាន
		០១៤៦៤	ការចិញ្ចឹម ការបង្កាត់ពូជបសុបក្សីដទៃទៀត ដែលពុំបានរាប់បញ្ចូល
		០១៤៦៥	ផលិតកម្មស៊ុតមាន់
		០១៤៦៦	ផលិតកម្មស៊ុតទា
		០១៤៦៩	ផលិតកម្មស៊ុតបសុបក្សីដទៃទៀត ដែលពុំបានរាប់បញ្ចូល

- (១) **មិនរាប់បញ្ចូល** ការកែច្នៃទឹកដោះ (មើល ១០៥០)។
- (២) **រាប់បញ្ចូល** សេះប្រណាំង
មិនរាប់បញ្ចូល ដំណើរការនៃការប្រណាំង និងការជិះសេះ (មើល ៩៣១៩)។
- (៣) **មិនរាប់បញ្ចូល** ការកែច្នៃទឹកដោះ (មើល ១០៥០)។
- (៤) **មិនរាប់បញ្ចូល** ផលិតកម្មស្លាបសត្វ ឬរោមសត្វ (មើល ១០១០)។
- (៥) **រាប់បញ្ចូល** ការចិញ្ចឹម និងការបង្កាត់ពូជត្រចៀកកាំ។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០១ ៖ ផលិតកម្មដំណាំនិងសត្វ ការប្រមាញ់និងសកម្មភាពដែលទាក់ទង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	០១៤៩ ^(១)		ការចិញ្ចឹមសត្វប្រភេទដទៃទៀត
		០១៤៩១	ដំណើរការកន្លែងចិញ្ចឹមសិប្បីសត្វ ដូចជា ខ្យង។ល។
		០១៤៩២	ការចិញ្ចឹមដង្កូវនាង និងផលិតកម្មសម្រុកដង្កូវនាង
		០១៤៩៣	ការចិញ្ចឹមឃ្មុំ និងផលិតកម្មទឹកឃ្មុំនិងក្រមួនឃ្មុំ
		០១៤៩៩	ការចិញ្ចឹមសត្វដទៃទៀត រាប់ទាំងសត្វប្លែកៗ និងសត្វមានជីវិតដទៃទៀត ^(២)
០១៦			សកម្មភាពគាំទ្រ ដល់កសិកម្មនិងការងារក្រោយប្រមូលផលដំណាំ
	០១៦១ ^(៣)		សកម្មភាពគាំទ្រដល់ផលិតកម្មដំណាំ
		០១៦១០	សកម្មភាពកសិកម្មតាមការបង់ថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា ^(៤)

- (១) **មិនរាប់បញ្ចូល** (ក) ផលិតកម្មស្បែកដែលបានមកពីការប្រមាញ់ និងការដាក់អន្ទាក់ (មើល០១៧០)
- (ខ) ការដំណើរការកន្លែងចិញ្ចឹមកង្កែប កន្លែងចិញ្ចឹមក្រពើ កន្លែងចិញ្ចឹមឈ្លឹងសមុទ្រ (មើល ០៣២២៥, ០៣២៣២, ០៣២១៩)
- (គ) ការដំណើរការកន្លែងចិញ្ចឹមត្រី (មើល ០៣២១១, ០៣២២១)
- (ឃ) ការបង្កើតសត្វចិញ្ចឹមកម្សាន្ត (មើល ៩៦០៩៤)។
- (២) **រាប់បញ្ចូល** បក្សីអ៊ីម្យូស សត្វល្អិត ទន្សាយ និងសត្វដែលមានរោមដទៃទៀត។
- (៣) **មិនរាប់បញ្ចូល** (ក) សកម្មភាពក្រោយពេលប្រមូលផលដំណាំកសិកម្ម (មើល ០១៦៣)
- (ខ) សកម្មភាពរបស់ក្សេត្រវិទូ និងសេដ្ឋកិច្ចកសិកម្ម (មើល ៧៤៩០០)
- (គ) ការថែរក្សាដីដើម្បីឲ្យមានសភាពដីចម្រុះល្អប្រសើរ (មើល ៨១៣០០)
- (ឃ) ការរៀបចំតាំងបង្ហាញ ឬពិព័រណ៍ផលិតផលកសិកម្ម (មើល ៨២៣០០)។
- (៤) **រាប់បញ្ចូល** (ក) ការរៀបចំទឹកស្អាត ការប្រមូលផល ការគ្រប់គ្រងកត្តាចង្រៃបំផ្លាញដំណាំ (រួមទាំងទន្សាយ) ដែលពាក់ព័ន្ធនឹងកសិកម្ម ។ល។
- (ខ) ការដំណើរការឧបករណ៍ស្រោចស្រព ដែលពាក់ព័ន្ធនឹងកសិកម្ម
- (គ) ការថែទាំដីដើម្បីឲ្យមានសភាពល្អ សម្រាប់ការងារកសិកម្ម។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០១ ៖ ផលិតកម្មដំណាំនិងសត្វ ការប្រមាញ់និងសកម្មភាពដែលទាក់ទង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	០១៦២ ^(១)		សកម្មភាពគាំទ្រដល់ផលិតកម្មសត្វ
		០១៦២០	សកម្មភាពគាំទ្រដល់ផលិតកម្មសត្វ តាមការបង់ថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា ^(២)
	០១៦៣ ^(៣)		សកម្មភាពក្រោយប្រមូលផលដំណាំ
		០១៦៣០	ការរៀបចំផលដំណាំសម្រាប់ទីផ្សារ បន្ទាប់ពីប្រមូលផលរួច ^(៤)
	០១៦៤ ^(៤)		ការកែច្នៃគ្រាប់ពូជសម្រាប់បណ្តុះ
		០១៦៤០	ការកែច្នៃគ្រាប់ពូជសម្រាប់បណ្តុះ
(១)	រាប់បញ្ចូល	(ក)	សកម្មភាពរបស់ជាងផលិតទ្រនាប់ជើងសេះ (អ្នកជំនាញខាងថែក្រចកជើងសេះ)
		(ខ)	សកម្មភាពផ្តល់ចំណីក្នុងកន្លែងចិញ្ចឹមសត្វ ដោយគ្មានការថែរក្សាសុខភាព
		(គ)	សកម្មភាពសាកល្បងមកលើហ្វូងសត្វ សកម្មភាពកៀងហ្វូងគោ សកម្មភាពចិញ្ចឹមគោ និងសកម្មភាពគ្រៀបសុបក្សី
		(ឃ)	សកម្មភាពទាក់ទងនឹងការបង្កាត់ពូជបែបសិប្បនិម្មិត
	មិនរាប់បញ្ចូល	(ក)	ការបែងចែងទីធ្លាសម្រាប់តែការផ្តល់ចំណីសត្វតែម្យ៉ាង (មើល ៦៨១០១)
		(ខ)	សកម្មភាពរបស់ពេទ្យសត្វ (មើល ៧៥០០)
		(គ)	ការចាក់ថ្នាំបង្ការជំងឺឲ្យសត្វ (មើល ៧៥០០)
		(ឃ)	ការជួលសត្វ (ឧ. ជួលជាហ្វូង) (មើល ៧៧៣០)
		(ង)	សកម្មភាពសេវាដើម្បីជំរុញឲ្យមានការប្រមាញ់និងការដាក់អន្ទាក់ សម្រាប់ធ្វើពាណិជ្ជកម្ម (មើល ៩៣១៩៩)
		(ច)	ការផ្តល់ចំណីឲ្យសត្វចិញ្ចឹម (មើល ៩៦០៩៤)។
(២)	រាប់បញ្ចូល	(ក)	សកម្មភាពដើម្បីជំរុញឲ្យមានការបង្កាត់/ផ្សាំ ការលូតលាស់ទទួលទិន្នន័យពីសត្វ
		(ខ)	សកម្មភាពទាក់ទងទៅនឹងការបង្កាត់ពូជបែបសិប្បនិម្មិត
		(គ)	សកម្មភាពផ្តល់ចំណីក្នុងកន្លែងចិញ្ចឹមសត្វ ដោយគ្មានការថែរក្សាសុខភាព
		(ឃ)	សកម្មភាពសាកល្បងមកលើហ្វូងសត្វ សកម្មភាពកៀងហ្វូងគោ សកម្មភាពចិញ្ចឹមគោ និងសកម្មភាពគ្រៀបសុបក្សី។
(៣)	មិនរាប់បញ្ចូល	(ក)	ការរៀបចំផលិតផលកសិកម្មរបស់អ្នកផលិត (មើលក្រុម ០១១ និង ០១២)
		(ខ)	ការរក្សាផ្លែឈើនិងបន្លែ រួមមានការសម្ងាត់យកទឹកចេញដោយប្រើមធ្យោបាយសិប្បនិម្មិត (មើល ១០៣០)
		(គ)	ការចំហុយ និងការសម្ងាត់ថ្នាំជក់ (មើល ១២០០)
		(ឃ)	សកម្មភាពផ្នែកទីផ្សារ សម្រាប់អ្នកជំនួញរកកម្រៃជើងសា និងសហករណ៍ (មើលផ្នែក ៤៦)

	(ង)	ការលក់ដុំនូវវត្ថុធាតុដើមកសិកម្ម (មើល ៤៦២០)។
(៤) រាប់បញ្ចូល		ការសម្អាត ការកាត់តម្រឹម ការបែងចែកគុណភាព ការសម្លាប់មេរោគ ការយកគ្រាប់កប្បាសចេញ។
(៥) រាប់បញ្ចូល	(ក)	សកម្មភាពក្រោយប្រមូលផលដំណាំទាំងអស់ ដែលមានគោលបំណងបង្កើនគុណភាពផ្នែកបង្កាត់/ផ្សំ គ្រាប់ពូជ ដោយការយកវត្ថុធាតុដើមដែលមិនមែនជាគ្រាប់ពូជចេញ គ្រាប់ពូជតូចខុសខ្នាត គ្រាប់ពូជដែលរងការខូចខាត ដោយសារបច្ចេកទេស ឬដោយសារសត្វល្អិត និងគ្រាប់ពូជដែលមិនទាន់ពេញវ័យ និងធ្វើឲ្យកម្រិតសំណើមរបស់គ្រាប់ពូជឲ្យដល់កម្រិតមួយដែលមានសុវត្ថិភាពសម្រាប់ការរក្សាទុកគ្រាប់ពូជ
	(ខ)	ការសម្អាត ការសម្អាត ការបែងចែកគុណភាព និងការព្យាបាលគ្រាប់ពូជរហូតដល់ពេលនាំគ្រាប់ពូជយកទៅលក់ក្នុងទីផ្សារ
	(គ)	ការព្យាបាលគ្រាប់ពូជដែលឆ្លងកាត់ការបង្កាត់ពូជ
មិនរាប់បញ្ចូល	(ក)	ការបណ្តុះគ្រាប់ពូជ (មើលក្រុម ០១១ និង ០១២)
	(ខ)	ដំណើរការចម្រាញ់គ្រាប់ពូជដើម្បីយកប្រេង (មើល ១០៤១)
	(គ)	ការស្រាវជ្រាវដើម្បីអភិវឌ្ឍ ឬកែច្នៃគ្រាប់ពូជបែបថ្មី (មើល ៧២១០)។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០១ ៖ ផលិតកម្មដំណាំនិងសត្វ ការប្រមាញ់និងសកម្មភាពដែលទាក់ទង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០១៧			ការប្រមាញ់ ការដាក់អន្ទាក់ និងសកម្មភាពសេវាកម្មដែលទាក់ទង
	០១៧០ ^(១)		ការប្រមាញ់ ការដាក់អន្ទាក់ និងសកម្មភាពសេវាកម្មដែលទាក់ទង
		០១៧០០	ការប្រមាញ់ ការដាក់អន្ទាក់ និងសកម្មភាពសេវាកម្មដែលទាក់ទង
(១) រាប់បញ្ចូល			ផលិតកម្មស្បែកដែលបានមកពីការប្រមាញ់ និងការដាក់អន្ទាក់
មិនរាប់បញ្ចូល	(ក)		ផលិតកម្មស្បែករោមសត្វ ស្បែកសត្វល្អិតឬបក្សី ដែលបានមកពីការធ្វើកសិដ្ឋាន (មើល ០១៤៩)
	(ខ)		ការចិញ្ចឹមសត្វសម្រាប់ប្រើក្នុងការលេងល្បែង ដែលបានមកពីការធ្វើកសិដ្ឋាន (មើល ០១៤៩)
	(គ)		ការចាប់ត្រីបាឡែន (មើល ០៣១១)
	(ឃ)		ផលិតកម្មស្បែកដែលបានមកពីកន្លែងសត្តយាត (មើល ១០១០)
	(ង)		ការប្រមាញ់សម្រាប់សកម្មភាពកីឡា ឬកម្សាន្ត និងសកម្មភាពដែលទាក់ទង (មើល ៩៣១៩៩)
	(ច)		សកម្មភាពដើម្បីជំរុញឲ្យមានការប្រមាញ់ និងការដាក់អន្ទាក់ (មើល ៩៣១៩៩)។

ផ្នែក ០២ ៖ រុក្ខកម្ម និងការកាប់ឈើ

ផ្នែកនេះរាប់បញ្ចូលទាំង ផលិតកម្មឈើមូលសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកែច្នៃឈើ (ផ្នែក ១៦ និង ១៧ នៃច.ស.វ.ម) និងអាជីវកម្មនិងការប្រមូលនូវអនុផលព្រៃឈើ។ ក្រៅពីផលិតកម្មឈើហុប សកម្មភាពរុក្ខកម្មបង្កើតចេញជាផលិតផលដែលឆ្លងកាត់ដំណើរការកែច្នៃតិចតួច ដូចជា អុសដុត ធ្យូងឈើ កំណាត់ឈើ និងឈើមូលប្រើប្រាស់ក្នុងទម្រង់មិនកែច្នៃ (ឧ. ឈើរណែងឬចន្ទល់ ឈើសម្រាប់ផលិតក្រដាស ។ល។)។ សកម្មភាពរុក្ខកម្មនេះអាចត្រូវបានធ្វើឡើងនៅក្នុងព្រៃធម្មជាតិ ឬព្រៃដែលមនុស្សដាំ។

ក្រុម ០២១ ៖ រនរប្បកម្ម និងសកម្មភាពរុក្ខកម្មដទៃទៀត

ក្រុមនេះរាប់បញ្ចូលសកម្មភាពដាំដុះដើមឈើឈរ ដូចជា៖ ការដាំ ការដាំឡើងវិញ ការផ្សាំ ការរំលែក(កុំឲ្យក្រាស់ពេក) និងការអភិរក្ស នូវព្រៃឈើនិងដើមឈើ, ការដាំព្រៃគុម្ពោត ឈើសម្រាប់ផលិតក្រដាស និងឈើអុសដុត, និងដំណើរការបណ្តុះកូនឈើ។ សកម្មភាពទាំងនេះ អាចត្រូវបានធ្វើឡើងនៅក្នុងព្រៃធម្មជាតិ ឬព្រៃដែលមនុស្សដាំ។

ក្រុម ០២២ ៖ ការកាប់ឈើ

ក្រុមនេះរាប់បញ្ចូលនូវ៖ ផលិតកម្មឈើមូលសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកែច្នៃឈើ, ផលិតកម្មឈើមូលប្រើប្រាស់ក្នុងទម្រង់មិនកែច្នៃ (ដូចជា ឈើរណែងឬចន្ទល់ ឈើរបង ឈើបង្គោល), ការប្រមូលនិងផលិតកម្មអុសដុត, និងផលិតកម្មធ្យូងឈើដែលធ្វើឡើងនៅក្នុងព្រៃ (ដោយប្រើវិធីសាស្ត្របែបបុរាណ)។ ផលិតផលដែលកើតចេញពីសកម្មភាពទាំងនេះ អាចមានទម្រង់ជាឈើហុប កំណាត់ឈើ ឬអុសដុត។

ក្រុម ០២៣ ៖ ការប្រមូលអនុផលព្រៃឈើ

ក្រុមនេះរាប់បញ្ចូលការប្រមូលយកផលពីព្រៃឈើ (ដែលផលនោះមិនមែនជាដើមឈើ) និងរុក្ខជាតិដទៃទៀតដែលដុះក្នុងព្រៃ។

ក្រុម ០២៤ ៖ សេវាកម្មគាំទ្រដល់សកម្មភាពរុក្ខកម្ម

ក្រុមនេះរាប់បញ្ចូលនូវការអនុវត្តសកម្មភាព ដែលជាចំណែកនៃសកម្មភាពរុក្ខកម្ម ដោយផ្អែកតាមការបង់ថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០២ ៖ រុក្ខកម្ម និងការកាប់ឈើ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០២១			វេសប្បកម្ម និងសកម្មភាពរុក្ខកម្មដទៃទៀត
	០២១០ ^(១)		វេសប្បកម្ម និងសកម្មភាពរុក្ខកម្មដទៃទៀត
		០២១០០	វេសប្បកម្ម រាប់បញ្ចូលទាំងការដាំដុះដើមឈើ ^(២)
០២២			ការកាប់ឈើ
	០២២០ ^(៣)		ការកាប់ឈើ
		០២២០០	ការកាប់ឈើ
០២៣			ការប្រមូលអនុផលព្រៃឈើ
	០២៣០ ^(៤)		ការប្រមូលអនុផលព្រៃឈើ
		០២៣០០	ការប្រមូលអនុផលព្រៃឈើ ^(៥)
០២៤			សេវាកម្មគាំទ្រដល់សកម្មភាពរុក្ខកម្ម
	០២៤០ ^(៦)		សេវាកម្មគាំទ្រដល់សកម្មភាពរុក្ខកម្ម
		០២៤០០	សេវាកម្មគាំទ្រដល់សកម្មភាពរុក្ខកម្ម ^(៧)

- (១) **មិនរាប់បញ្ចូល**
 - (ក) ការដាំដុះដើមស្រស់សាប៊ូ ឬដើមគ្រឹស្នាស់ (មើល ០១២៩៩)
 - (ខ) ការប្រមូលអនុផលព្រៃឈើធម្មជាតិ (មើល ០២៣០)
 - (គ) ផលិតកម្មកំណាត់ឈើ និងបន្ទះឈើ (មើល ១៦១០)។
- (២) **រាប់បញ្ចូល**
 - (ក) ការដាំដុះដើមឈើបន្ថែម សម្រាប់ជួសឲ្យមានព្រៃក្រាស់ឡើងវិញ
 - (ខ) ការដាំដុះព្រៃឈើ
 - (គ) ការដាំដុះដើមឈើតាមផ្លូវធំៗ តាមឆ្នេរសមុទ្រ ឬនៅទីវាល
 - (ឃ) ការដាំដុះដើមឈើសម្រាប់ផលិតក្រដាស និងអុសដុត
 - (ង) ការប្រមូលដើមរុក្ខជាតិព្រៃ
 - (ច) ការបណ្តុះកូនឈើសម្រាប់ដាំព្រៃឈើ។
- (៣) **មិនរាប់បញ្ចូល**
 - (ក) ការដាំដុះដើមស្រស់សាប៊ូ ឬដើមគ្រឹស្នាស់ (មើល ០១២៩៩)
 - (ខ) ការដាំដុះដើមឈើឈរះ ការដាំ ការដាំឡើងវិញ ការផ្សាំ ការរំលែក(កុំឲ្យក្រាស់ពេក) និងការអភិរក្ស នូវព្រៃឈើនិងដើមឈើ (មើល ០២១០១)
 - (គ) ការប្រមូលអនុផលព្រៃឈើធម្មជាតិ (មើល ០២៣០០)
 - (ឃ) ផលិតកម្មកំណាត់ឈើនិងបន្ទះឈើ ដែលមិនទាក់ទងនឹងការកាប់ឈើ (មើល ១៦១០)
 - (ង) ផលិតកម្មធុងឈើតាមរយៈការចំហុយរម្ងាយសាច់ឈើ (មើល ២០១១៩)។
- រាប់បញ្ចូល**
 - ការប្រមូលសម្បកឈើ (អម្បូរនៅលើគោក អម្បូរដើមកោងកាង និងអុសដុត)។
- (៤) **មិនរាប់បញ្ចូល**
 - (ក) ផលិតកម្មតាមផែនការ (គឺមិនតាមធម្មជាតិដែលមានស្រាប់) នូវមុខណាមួយនៃផលិតផលទាំងនេះ (មើលផ្នែក ០១)
 - (ខ) ការដាំដុះផ្សិត (មើល ០១១៣៤)

- (គ) ការដាំដុះឈើហូបផ្លែ(ឬសាច់ផ្លែ) ឬឈើហូបគ្រាប់ (មើល ០១២៥)
- (ឃ) ការប្រមូលអុសដុត (មើល ០២២០០)។
- (៥) **រាប់បញ្ចូល**
 - (ក) ការប្រមូលផ្កាឬឫស្សី
 - (ខ) ការប្រមូលសម្បកបក្សី
 - (គ) ការប្រមូលសាត្វព្រៃ
 - (ឃ) ការប្រមូលរុក្ខរសពីរុក្ខជាតិព្រៃ
 - (ង) ខ្សែឬសរសៃ ផ្លែឈើ ស្លឹកឈើ និងប្រេងពីដើមឈើក្នុងព្រៃ
 - (ច) ក្រមួនឃ្មុំ និងទឹកឃ្មុំ។
- (៦) **មិនរាប់បញ្ចូល** ដំណើរការបណ្តុះកូនឈើព្រៃ (មើល ០២១០០)។
- (៧) **រួមបញ្ចូល** សេវាកម្មផ្តល់ដល់នាយកដ្ឋានរុក្ខាប្រមាញ់ ឬក្រុមហ៊ុនកាប់ឈើ។

ផ្នែក ០៣ ៖ ការនេសាទ និងវារីវប្បកម្ម

ផ្នែកនេះរាប់បញ្ចូលការចាប់ធនធានជលផល និងវារីវប្បកម្ម ពោលគឺរាប់ទាំងការប្រើប្រាស់ឧបករណ៍នេសាទនានានៅក្នុងដែនសមុទ្រ ដែនទឹកក្តារ និងដែនទឹកសាប ក្នុងគោលដៅចាប់យកឬប្រមូលយកនូវ ត្រី សត្វអម្បូរសម្បករីង(ក្តាម បង្កង ។ល។) សិប្បីសត្វ ព្រមទាំងផលិតផលនិងវារីជាតិសមុទ្រដទៃទៀត (ឧ. វារីរុក្ខជាតិ គុជខ្យង ពពុះសមុទ្រ ។ល។)។

សកម្មភាពពាក់ព័ន្ធនឹងដំណើរការផលិតកម្ម សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន (ឧ. ការបង្កាត់ពូជគ្រីសមុទ្រ(អ័យស្ន័រ) សម្រាប់ផលិតកម្មគុជខ្យង) ក៏ត្រូវបានរាប់បញ្ចូលក្នុងផ្នែកនេះផងដែរ។

ផ្នែកនេះមិនរាប់បញ្ចូលនូវ ការសាងសង់និងការជួសជុលកប៉ាល់ និងទូក (៣០១១ និង ៣៣១៥) និងសកម្មភាពនេសាទជាលក្ខណៈកីឡា និងការកម្សាន្ត (៩៣១៩)។ ការកែច្នៃត្រីសត្វអម្បូរសម្បករីង ឬសិប្បីសត្វ មិនថាប្រព្រឹត្តិទៅក្នុងរោងចក្រនៅដីគោក ឬរោងចក្រនៅលើកប៉ាល់ (១០២០) មិនត្រូវបានរាប់បញ្ចូលក្នុងផ្នែកនេះឡើយ។

ក្រុម ០៣១ ៖ ការនេសាទ

ក្រុមនេះរាប់បញ្ចូល “ការចាប់ធនធានជលផល” ពោលគឺសំដៅដល់សកម្មភាពប្រមាញ់ និងប្រមូលយក នូវវារីជាតិមានជីវិតនានា (ភាគច្រើនលើសលប់គឺ ត្រី សត្វអម្បូរសម្បករីង និងសិប្បីសត្វ) ដែលរាប់បញ្ចូលទាំងរុក្ខជាតិមានប្រភពពីដែនមហាសមុទ្រ តំបន់ឆ្នេរសមុទ្រ ឬដែនទឹកសាប សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់មនុស្ស និងគោលបំណងផ្សេងទៀតដោយប្រើដៃ ឬនេសាទបករណ៍ផ្សេងៗ ដូចជា សំណាញ់ មង និងអន្ទាក់។ សកម្មភាពទាំងនេះអាចត្រូវបានធ្វើឡើងនៅតំបន់ក្បែរច្រាំងសមុទ្រ (ឧ. ការប្រមូលសិប្បីសត្វ ដូចជាគ្រីចំពុះទា និងអ័យស្ន័រ) ឬដោយការរាយសំណាញ់នៅតាមច្រាំង ឬដោយការប្រើទូកតូចឬធំនៅក្នុងដែនទឹកសាប តំបន់ឆ្នេរសមុទ្រ និងដែនសមុទ្រ។ អ្វីដែលខុសប្លែកពីវារីវប្បកម្ម (ក្រុម ០៣២) នោះគឺថា ធនធានជលផលដែលត្រូវចាប់យកនេះ ជាធម្មតា មានលក្ខណៈជាសម្បត្តិសាធារណៈ គឺពុំបាច់ពិចារណាថាតើមាន ឬពុំមានសិទ្ធិអាជីវកម្មឡើយ នៅពេលធ្វើសកម្មភាពប្រមូលផល។ សកម្មភាពទាំងនេះក៏រាប់បញ្ចូលផងដែរ នូវការនេសាទនៅក្នុងប្រភពទឹក ដែលធនធានជលផលត្រូវបានបង្កើតឡើងវិញ។

ក្រុម ០៣២ ៖ វារីវប្បកម្ម

ក្រុមនេះរាប់បញ្ចូល “វារីវប្បកម្ម” ពោលគឺសំដៅដល់ ដំណើរការផលិតកម្មដែល ទាក់ទងនឹងការចិញ្ចឹម (រាប់ទាំងការប្រមូលផលផងដែរ) វារីជាតិ (ត្រី សត្វអម្បូរសម្បករឹង សិប្បីសត្វ វារីរុក្ខជាតិ ក្រពើ ក្រពា និងថលជលិកសត្វ) ដោយប្រើបច្ចេកទេសដែលជួយបង្កើន ផលិតកម្មវារីជាតិទាំងនោះ ឲ្យលឿនពីសមត្ថភាពផលិតកម្មដោយធម្មជាតិ (ឧ. ការដាក់កូន ពូជចិញ្ចឹមជាទៀងទាត់ ការផ្តល់ចំណី និងការការពារពីសត្វដែលចង់យាយី)។

ការចិញ្ចឹមនេះសំដៅដល់ ការបីបាច់ថែរក្សាក្នុងលក្ខខណ្ឌបង្ហាងទុក នូវវារីជាតិទាំង នោះ ចាប់តាំងពីនៅតូចរហូតដល់ពេញវ័យ។ ជាងនេះទៀត “វារីវប្បកម្ម” ក៏បង្កប់ផងដែរនូវ អត្ថន័យនៃប្រភេទកម្មសិទ្ធិគឺ ឯកជន សាធារណៈ ឬរដ្ឋ ចំពោះវារីជាតិទាំងនោះ រាប់តាំងពី ដំណាក់កាលចិញ្ចឹមដំបូង រហូតដល់ប្រមូលផល។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០៣ ៖ ការនេសាទ និងវារីវប្បកម្ម

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០៣១			ការនេសាទ
	០៣១១ ^(១)		ការនេសាទក្នុងដែនទឹកប្រៃ
		០៣១១១	ការចាប់ត្រីសមុទ្រ ^(២)
		០៣១១២	ការចាប់បង្កា
		០៣១១៣	ការចាប់ក្តាមសមុទ្រ
		០៣១១៤	ការចាប់ត្រីមីក
		០៣១១៥	ការប្រមូលសម្បកសិប្បីសត្វសមុទ្រ និងគុជខ្យង
		០៣១១៩	ការនេសាទត្រីសមុទ្រដទៃទៀត ដែលពុំបានរាប់បញ្ចូល
	០៣១២ ^(៣)		ការនេសាទក្នុងដែនទឹកសាប
		០៣១២១	ការចាប់ត្រីទឹកសាប
		០៣១២២	ការចាប់បង្កងទឹកសាប បង្កា និងសត្វអម្បូរសម្បករឹងដទៃទៀត
		០៣១២៩	ការនេសាទត្រីទឹកសាបដទៃទៀត ដែលពុំបានរាប់បញ្ចូល

- (១) **មិនរាប់បញ្ចូល**
- (ក) ការចាប់ថនិសត្វសមុទ្រ លើកលែងត្រីបាឡែន (មើល ០៣១១១)។
ឧ. លោមមច្ឆា ឆ្មាទឹក (មើល ០១៧០)
 - (ខ) ការកែច្នៃត្រី សត្វអម្បូរសម្បករឹង(បង្កា ក្តាម។ល។) និងសិប្បីសត្វ នៅក្នុង
រោងចក្រលើកប៉ាល់ ឬរោងចក្រលើដីគោក (មើល ១០២០)
 - (គ) ការជួលទូកកម្សាន្តដែលមានក្រុមនារិកដើរសមុទ្រនិង ការដឹកជញ្ជូនតាម
ផ្លូវទឹក។ ឧ. សម្រាប់ដំណើរស្វ័យត្រីកម្សាន្ត (មើល ៥០១១០)
 - (ឃ) សេវាកម្មត្រួតពិនិត្យ ការពារ និងល្បួតដល់ការនេសាទ (មើល ៨៤២៣៩)
 - (ង) ការហាត់ស្វ័យត្រីសម្រាប់សកម្មភាពកីឡា ឬការកម្សាន្ត និងសកម្មភាព
ដែលទាក់ទង (មើល ៩៣១៩៩)
 - (ច) ប្រតិបត្តិការការពារ ដល់ការនេសាទជាលក្ខណៈកីឡា (មើល ៩៣១៩៩)។
- (២) **រាប់បញ្ចូល** ការចាប់ត្រីបាឡែន។
- (៣) **មិនរាប់បញ្ចូល**
- (ក) ការកែច្នៃត្រី សត្វអម្បូរសម្បករឹង និងសិប្បីសត្វ (មើល ១០២០)
 - (ខ) សេវាកម្មត្រួតពិនិត្យ ការពារ និងល្បួតដល់ការនេសាទ (មើល ៨៤២៣៩)
 - (គ) ការហាត់ស្វ័យត្រីសម្រាប់សកម្មភាពកីឡា ឬការកម្សាន្ត និងសកម្មភាព
ដែលទាក់ទង (មើល ៩៣១៩៩)
 - (ឃ) ប្រតិបត្តិការការពារ ដល់ការនេសាទជាលក្ខណៈកីឡា (មើល ៩៣១៩៩)។

ជំពូក ក ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ផ្នែក ០៣ ៖ ការនេសាទ និងវារីវប្បកម្ម

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០៣២			វារីវប្បកម្ម
	០៣២១ ^(១)		វារីវប្បកម្មក្នុងទឹកប្រៃ
		០៣២១១	ការចិញ្ចឹមត្រីក្នុងទឹកសមុទ្រ ^(២)
		០៣២១២	ផលិតកម្មកូនសត្វពពួកគ្រី(អ័យស្ទ័រ គ្រីចំពុះទា ។ល។) កូនបង្កង កូនបង្កា កូនត្រី
		០៣២១៣	ការដាំដុះសារាយសមុទ្រ និងរុក្ខជាតិផ្សេងទៀតដែលអាចញ៉ាំបាន
		០៣២១៤	ការចិញ្ចឹមសត្វអម្បូរសម្បុករឹង ពពួកគ្រីនិងសិប្បីសត្វផ្សេងទៀត និងវារីសត្វសមុទ្រដទៃទៀត
		០៣២១៥	សកម្មភាពវារីវប្បកម្មនៅក្នុងទឹកស្អាត
		០៣២១៩	វារីវប្បកម្មក្នុងទឹកប្រៃដទៃទៀត ដែលពុំបានរាប់បញ្ចូល
	០៣២២ ^(៣)		វារីវប្បកម្មក្នុងទឹកសាប
		០៣២២១	ការចិញ្ចឹមត្រីនៅក្នុងទឹកសាប
		០៣២២២	ការចិញ្ចឹមបង្កា បង្កងទឹកសាប នៅក្នុងទឹកសាប
		០៣២២៣	ការចិញ្ចឹមក្រពើ និងក្រពា
		០៣២២៤	វារីវប្បកម្មក្នុងទឹកសាប សម្រាប់តាំងលម្អ
		០៣២២៥	ការចិញ្ចឹមកង្កែប
		០៣២២៩	វារីវប្បកម្មក្នុងទឹកសាបដទៃទៀត ដែលពុំបានរាប់បញ្ចូល

- (១) **មិនរាប់បញ្ចូល** (ក) ការចិញ្ចឹមកង្កែប (មើល ០៣២២៥)
- (ខ) ប្រតិបត្តិការការពារ ដល់ការនេសាទជាលក្ខណៈកីឡា (មើល ៩៣១៩៩)។
- (២) **រាប់បញ្ចូល** ការចិញ្ចឹមត្រីទឹកប្រៃសម្រាប់តាំងលម្អ។
- (៣) **មិនរាប់បញ្ចូល** (ក) សកម្មភាពវារីវប្បកម្ម នៅក្នុងទឹកស្អាត (មើល ០៣២១៩)
- (ខ) ប្រតិបត្តិការការពារ ដល់ការនេសាទជាលក្ខណៈកីឡា (មើល ៩៣១៩៩)។
- (៤) **រាប់បញ្ចូល** ការចិញ្ចឹមត្រីទឹកសាបសម្រាប់តាំងលម្អ
- ការចិញ្ចឹមត្រីក្នុងប្រឡាយទឹក។

ជំពូក ខ ៖ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៥
ក្រុម	១០
ថ្នាក់	១៤
ថ្នាក់រង	២៧

ប្រតិបត្តិការនិងអាជីវកម្មធនធានរ៉ែ រាប់បញ្ចូលសកម្មភាពទាញយកធនធានរ៉ែដែលកើតឡើងដោយឯកឯងពីធម្មជាតិ ក្នុងទម្រង់ជារត្នុធាតុរឹង(ធ្យូងថ្មនិងរ៉ែ) រត្នុធាតុរាវ(ប្រេងកាតនោ) ឬឧស្ម័ន(ឧស្ម័នធម្មជាតិ)។ សកម្មភាពទាញយកនេះអាចត្រូវបានធ្វើឡើងតាមវិធីសាស្ត្រផ្សេងៗគ្នា ដូចជា ការរុករកនៅក្រោមដីឬលើដី ការដឹកជាអណ្តូង និងការរុករកក្នុងផ្ទៃបាតសមុទ្រ ។ល។

ជំពូកនេះរាប់បញ្ចូលនូវ អាជីវកម្មរ៉ែធ្យូងថ្ម និងធ្យូងភក់, ការយកប្រេងកាតនោ និងឧស្ម័នធម្មជាតិ, និងអាជីវកម្មរ៉ែដែក និងធនធានរ៉ែដទៃទៀត។

ជំពូកនេះក៏រាប់បញ្ចូលផងដែរ នូវសកម្មភាពគាំទ្រដល់ការរៀបចំរត្នុធាតុដើមរ៉ែ សម្រាប់ចូលក្នុងទីផ្សារ ជាឧទាហរណ៍ ការបំបែក ការកិន ការសម្អាត ការសម្ងួត ការបែងចែកប្រភេទ ការបន្សុទ្ធជាតុរ៉ែ ការពង្រាវឧស្ម័នធម្មជាតិ និងការផ្គុំធាតុឥន្ធនៈរឹង។ ក្រុមហ៊ុនឬអង្គការដែលធ្វើអាជីវកម្មធនធានរ៉ែ ឬដែលស្ថិតនៅជិតទីតាំងអាជីវកម្មនោះ គឺជាអ្នកប្រតិបត្តិសកម្មភាពទាំងអស់នេះ។

សកម្មភាពប្រតិបត្តិការនិងអាជីវកម្មធនធានរ៉ែ ត្រូវបានចាត់ថ្នាក់ជា ផ្នែក ក្រុម និងថ្នាក់ទៅតាមប្រភេទរ៉ែចម្បងៗដែលត្រូវបានផលិត។ ផ្នែក ០៥ និង ០៦ ផ្តោតលើសកម្មភាពអាជីវកម្មរ៉ែឥន្ធនៈហ្វូស៊ីល(ដែលកើតឡើងពីធម្មជាតិ) ដូចជា ធ្យូងថ្ម ធ្យូងភក់ ប្រេងកាតនោ និងឧស្ម័ន។ ផ្នែក ០៧ និង ០៨ ផ្តោតលើសកម្មភាពអាជីវកម្មរ៉ែដែក រ៉ែប្រភេទដទៃទៀត និងផលិតផលថ្មឬខ្សាច់។

ចំណែកកងផ្នែក ០៩ បង្ហាញអំពីប្រភេទខ្លះៗ នៃសកម្មភាពបច្ចេកទេសនៅក្នុងជំពូកនេះ ពិសេសទាក់ទងនឹងការទាញយកធាតុអ៊ីដ្រូកាបូ ប្រព្រឹត្តិឡើងដោយអង្គភាពជំនាញក្រោម ទម្រង់ជាសេវាកម្មខាងឧស្សាហកម្ម សម្រាប់ផ្គត់ផ្គង់ដល់ភាគីទីបី។

ជំពូកនេះមិនរាប់បញ្ចូលនូវការកែច្នៃវត្ថុធាតុដើម ដែលត្រូវបានធ្វើនិស្សារណកម្មរួច(មើល ជំពូក«គ» កម្មន្តសាល),ការច្រកដបនូវ ទឹកធម្មជាតិ និងទឹកខនិជ ដែលយកចេញពីប្រភពទឹក ជ្រោះ និងអណ្តូងទឹក (មើលថ្នាក់ ១១០៤), ឬការបំបែក ការកិនឬសកម្មភាពប្រព្រឹត្តិកម្មផ្សេង ទៀតទៅលើ វត្ថុធាតុដើម វត្ថុធាតុដើមគីមី និងថ្ម ដែលត្រូវបានធ្វើឡើងដាច់ដោយឡែកពី សកម្មភាពអាជីវកម្មវ៉ែនិងថ្ម (មើលថ្នាក់ ២៣៩៩)។ ជំពូកនេះក៏មិនរាប់បញ្ចូលផងទេ នូវការ យកវត្ថុធាតុដើមដែលត្រូវបានធ្វើនិស្សារណកម្មរួច មកប្រើប្រាស់ដោយគ្មានការបំប្លែងបន្ថែម ទៀតសម្រាប់ការងារសំណង់ (មើលជំពូក«ច» សំណង់), ការប្រមូល ការបន្សុទ្ធ និងការចែក ចាយទឹក (មើលថ្នាក់ ៣៦០០), សកម្មភាពរៀបចំ ឬបោសសម្អាតកន្លែងអាជីវកម្មវ៉ែនិងថ្ម (មើលថ្នាក់ ៤៣១២), និងសកម្មភាពអង្កេតខាងរូបភូគព្ភសាស្ត្រ ខាងភូគព្ភសាស្ត្រ និងខាង រលករញ្ជួយដី (មើលថ្នាក់ ៧១១០)។

ផ្នែក ០៩ ៖ អាជីវកម្មវ៉ែនិងថ្ម និងធុងធុង

ផ្នែកនេះរាប់បញ្ចូលនូវ សកម្មភាពនិស្សារណកម្មវ៉ែននិងថ្ម ដែលត្រូវបានប្រព្រឹត្តឡើង តាមរយៈការធ្វើអាជីវកម្មនៅក្រោមដីឬលើដី និងសកម្មភាពប្រព្រឹត្តិកម្មនានា (ឧ. ការបែងចែក គុណភាព ការសម្អាត ការបង្ហាប់ និងសកម្មភាពផ្សេងទៀត ដែលចាំបាច់សម្រាប់សម្រួលដល់ ការដឹកជញ្ជូន។ល។) ដែលធ្វើឲ្យផលិតផលអាចចូលក្នុងទីផ្សារបាន។

ផ្នែកនេះមិនរាប់បញ្ចូលនូវ ការចំហុយកាកធុងថ្ម(មើល ១៩១០) សេវាកម្មគាំទ្រដល់ អាជីវកម្មវ៉ែនិងថ្មនិងធុងធុង(មើល ០៩៩០) ឬផលិតកម្មជុំធុងថ្ម(មើល ១៩២០)។

ក្រុម ០៩១ ៖ អាជីវកម្មវ៉ែនិងថ្ម

ក្រុមនេះរាប់បញ្ចូលការធ្វើអាជីវកម្មយកវ៉ែនិងថ្ម ប្រព្រឹត្តិឡើងនៅក្រោមដីឬលើដី ដោយប្រើប្រាស់វិធីសាស្ត្រពង្រាវនិងសម្អាត បែងចែកទំហំ បែងចែកប្រភេទ កិនឲ្យហ្មត់ បង្ហាប់ ។ល។ នូវវ៉ែនិងថ្ម ក្នុងគោលបំណងធ្វើចំណាត់ថ្នាក់ បង្កើនគុណភាព ឬសម្រួលដល់ ការដឹកជញ្ជូនឬស្តុកទុក។

ក្រុម ០៥២ ៖ អាជីវកម្មវៃធួងភក់

ក្រុមនេះរាប់បញ្ចូលការធ្វើអាជីវកម្មវៃធួងភក់(ធួងថ្មពណ៌ត្នោត) ប្រព្រឹត្តិឡើងនៅ ក្រោមដីឬលើដី ដោយប្រើប្រាស់វិធីសាស្ត្រពង្រាវនិងសម្អាត សម្ងួត កិនឲ្យហ្មត់ បង្ហាប់ នូវវៃ ធួងភក់ ក្នុងគោលបំណងបង្កើនគុណភាព ឬសម្រួលដល់ការដឹកជញ្ជូនឬស្តុកទុក។

ជំពូក ខ ៖ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ

ផ្នែក ០៥ ៖ អាជីវកម្មរ៉ែធ្យូងថ្ម និងធ្យូងភក់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០៥១	០៥១០ ^(១)		អាជីវកម្មរ៉ែធ្យូងថ្ម
			អាជីវកម្មរ៉ែធ្យូងថ្ម
		០៥១០០	អាជីវកម្មរ៉ែធ្យូងថ្ម
០៥២	០៥២០ ^(២)		អាជីវកម្មរ៉ែធ្យូងភក់
			អាជីវកម្មរ៉ែធ្យូងភក់
		០៥២០០	អាជីវកម្មរ៉ែធ្យូងភក់(ពណ៌ត្នោត)

- (១) **រាប់បញ្ចូល**
- (ក) ការរុករករ៉ែនៅក្រោមដីឬលើដី រាប់ទាំងការរុករកតាមវិធីសាស្ត្រពង្រាវ
 - (ខ) ការសម្អាត ការបែងចែកទំហំ ការបែងចែកប្រភេទ ការកិនឲ្យហ្មត់ ការបង្ហាប់ ។ល។ នូវរ៉ែធ្យូងថ្ម ក្នុងគោលបំណងធ្វើចំណាត់ថ្នាក់ បង្កើនគុណភាព ឬសម្រួលដល់ការដឹកជញ្ជូនឬស្តុកទុក
- មិនរាប់បញ្ចូល**
- (ក) អាជីវកម្មរ៉ែធ្យូងភក់ (មើល ០៥២០០) និងការដឹកយករុក្ខជាតិរលួយ (ដែលប្រើសម្រាប់ធ្វើដីឬដុតជំនួសធ្យូង, មើល ០៨៩២០)
 - (ខ) សកម្មភាពគាំទ្រសម្រាប់អាជីវកម្មរ៉ែធ្យូងថ្ម (មើល ០៩៩០០)
 - (គ) ការដឹកសាកល្បងដើម្បីធ្វើអាជីវកម្មរ៉ែធ្យូងថ្ម (មើល ០៩៩០០)
 - (ឃ) ឡធីតាឥន្ធនៈរឹង (មើល ១៩១០០)
 - (ង) សកម្មភាពការងារប្រព្រឹត្តិឡើង សម្រាប់អភិវឌ្ឍប្រៀបចំឧបករណ៍ធ្វើអាជីវកម្មរ៉ែធ្យូងថ្ម (មើល ៤៣១២១)។
- (២) **រាប់បញ្ចូល**
- (ក) ការរុករករ៉ែនៅក្រោមដីឬលើដី រាប់ទាំងការរុករកតាមវិធីសាស្ត្រពង្រាវ
 - (ខ) ការសម្អាត ការសម្អិត ការកិនឲ្យហ្មត់ ការបង្ហាប់ នូវរ៉ែធ្យូងភក់ ក្នុងគោលបំណងបង្កើនគុណភាព ឬសម្រួលដល់ការដឹកជញ្ជូនឬស្តុកទុក
- មិនរាប់បញ្ចូល**
- (ក) អាជីវកម្មរ៉ែធ្យូងថ្ម (មើល ០៥១០០)
 - (ខ) ការដឹកយករុក្ខជាតិរលួយ (ដែលប្រើសម្រាប់ធ្វើដីឬដុតជំនួសធ្យូង, មើល ០៨៩២០)
 - (គ) ការដឹកសាកល្បងដើម្បីធ្វើអាជីវកម្មរ៉ែធ្យូងភក់ (មើល ០៩៩០០)
 - (ឃ) សកម្មភាពគាំទ្រសម្រាប់អាជីវកម្មរ៉ែធ្យូងភក់ (មើល ០៩៩០០)
 - (ង) សកម្មភាពការងារប្រព្រឹត្តិឡើង សម្រាប់អភិវឌ្ឍប្រៀបចំឧបករណ៍ធ្វើអាជីវកម្មរ៉ែធ្យូងថ្ម (មើល ៤៣១២១)។

ផ្នែក ០៦ ៖ ការយកប្រេងកាតនៅ និងឧស្ម័នធម្មជាតិ

ផ្នែកនេះរាប់បញ្ចូលនូវ ការផលិតប្រេងកាតនៅ ការយកប្រេងចេញពីស្រទាប់ថ្មនិង ខ្សាច់ និងការផលិតឧស្ម័នធម្មជាតិនិងការទាញយកអ៊ីដ្រូកាបូរាវ។ ផ្នែកនេះរាប់បញ្ចូល សកម្មភាពប្រតិបត្តិការឬអភិវឌ្ឍន៍ការដ្ឋានប្រេងនិងឧស្ម័ន ដូចជា ៖ សកម្មភាពដឹក បញ្ជប់ និងបំពាក់ សម្ភារៈនៅលើអណ្តូង, សកម្មភាពប្រតិបត្តិការម៉ាស៊ីនបំបែក, ការប្រើប្រាស់ឧបករណ៍ចម្រោះ ឬញែកប្រេង, សកម្មភាពពាក់ព័ន្ធនឹងការដំឡើងប្រព័ន្ធបំពង់បង្ហូរប្រេងកាតនៅ, និងសកម្មភាពដទៃទៀត ក្នុងការរៀបចំឧស្ម័ននិងប្រេង ដើម្បីដឹកជញ្ជូនពីកន្លែងផលិតកម្ម។

ផ្នែកនេះមិនរាប់បញ្ចូល សកម្មភាពគាំទ្រដល់ការយកប្រេងនិងឧស្ម័ន ដូចជាសេវាកម្ម សម្រាប់ការដ្ឋានប្រេងនិងឧស្ម័ន ផ្អែកតាមការបង់ថ្លៃឬតាមកិច្ចសន្យា, សកម្មភាពរុករក ខ្នង សាកល្បង និងដឹកទៅលើអណ្តូងប្រេងនិងឧស្ម័ន(មើល ០៩១០)។ ផ្នែកនេះក៏មិនរាប់បញ្ចូល ផងទេនូវ ការចម្រាញ់ប្រេងកាតនៅ(មើល ១៩២០) និងសកម្មភាពអង្កេតខាងភូគព្ភសាស្ត្រនិង រូបភូគព្ភសាស្ត្រ(មើល ៧១១០)។

ក្រុម ០៦១ ៖ ការយកប្រេងកាតនៅ

ក្រុមនេះរាប់បញ្ចូលការយកប្រេងកាតនៅ។

ក្រុម ០៦២ ៖ ការយកឧស្ម័នធម្មជាតិ

ក្រុមនេះរាប់បញ្ចូលនូវ ផលិតកម្មឧស្ម័នអ៊ីដ្រូកាបូ(ឧស្ម័នធម្មជាតិ) ការទាញយកប្រេង បង្កំ ការបូមយកនិងបំបែកនូវធាតុអ៊ីដ្រូកាបូរាវ និងការបំបាត់ធាតុស្កាន់ជ័ររបស់ឧស្ម័ន។

ជំពូក ខ ៖ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ

ផ្នែក ០៦ ៖ ការយកប្រេងកាតនៅ និងឧស្ម័នធម្មជាតិ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០៦១	០៦១០ ^(១)		ការយកប្រេងកាតនៅ
			ការយកប្រេងកាតនៅ
		០៦១០០	ការយកប្រេងកាតនៅ
០៦២	០៦២០ ^(២)		ការយកឧស្ម័នធម្មជាតិ
			ការយកឧស្ម័នធម្មជាតិ
		០៦២០០	ការយកឧស្ម័នធម្មជាតិ

- (១) **មិនរាប់បញ្ចូល**
- (ក) សកម្មភាពគាំទ្រដល់ការយកប្រេង និងឧស្ម័ន (មើល ០៩១០០)
 - (ខ) ការរុករកប្រេងនិងឧស្ម័ន (មើល ០៩១០១)
 - (គ) ការកែច្នៃផលិតផលប្រេងដែលបានចម្រាញ់ (មើល ១៩២០០)
 - (ឃ) ការទាញយកឧស្ម័នឥន្ធនៈរាវ(LPG) ក្នុងពេលចម្រាញ់យកប្រេង (មើល ១៩២០១)
 - (ង) សកម្មភាពប្រតិបត្តិការបំពង់បង្ហូរ (មើល ៤៩៣០០)។
- (២) **រាប់បញ្ចូល**
- មិនរាប់បញ្ចូល**
- ការយកឧស្ម័នប្រភេទមេតាន អេតាន ប៊ុយតានឬប្រូប៉ាន
 - (ក) ការរុករកប្រេងនិងឧស្ម័ន និងសកម្មភាពគាំទ្រដល់ការយកប្រេងនិងឧស្ម័ន (មើល ០៩១០០)
 - (ខ) ការទាញយកឧស្ម័នឥន្ធនៈរាវ(LPG) ក្នុងពេលចម្រាញ់យកប្រេង (មើល ១៩២០១)
 - (គ) ផលិតកម្មឧស្ម័នសម្រាប់សកម្មភាពឧស្សាហកម្ម (មើល ២០១១១)
 - (ឃ) សកម្មភាពប្រតិបត្តិការបំពង់បង្ហូរ (មើល ៤៩៣០០)។

ផ្នែក ០៧ ៖ អាជីវកម្មវីលោហៈ

ផ្នែកនេះរាប់បញ្ចូល សកម្មភាពប្រតិបត្តិការនិងអាជីវកម្មវីលោហៈធាតុ តាមរយៈការរុករកនៅក្រោមដីឬការដឹកយកពីរណ្តា និងការរុករកវីនៅបាតសមុទ្រ។ល។ ផ្នែកនេះរាប់បញ្ចូលផងដែរ នូវប្រតិបត្តិការពាក់ព័ន្ធនឹងប្រព្រឹត្តិកម្មវីលោហៈ ដូចជា ការបំបែក ការកិន ការសម្អាត ការសម្ងួត ការផ្គុំ ការដុតកម្ដៅក្នុងទីដែលគ្មានខ្យល់ ការច្រោះឬវែងយកវី។

ផ្នែកនេះមិនរាប់បញ្ចូលនូវសកម្មភាពពាក់ព័ន្ធនឹងការផលិតនោះទេ ដូចជា ការដុតដែក ស៊ុលហ្វាត(មើល ២០១១) ផលិតកម្មអាឡុយមីញ៉ូមអុកស៊ីត(មើល ២៤២០) និងប្រតិបត្តិការរំលាយវីនៅក្នុងឡដែក(មើល ២៤១០ និង ២៤២០)។

ក្រុម ០៧១ ៖ អាជីវកម្មវីដែក

ក្រុមនេះរាប់បញ្ចូលសកម្មភាពអាជីវកម្មវីដែលមានធាតុដែកច្រើន និងសកម្មភាពប្រព្រឹត្តិកម្មនិងផ្គុំវីដែក។

ក្រុម ០៧២ ៖ អាជីវកម្មវីលោហៈដែលមិនមែនដែក

ក្រុមនេះរាប់បញ្ចូលសកម្មភាពអាជីវកម្មវីលោហៈ ដែលគ្មានធាតុដែក។

ជំពូក ខ ៖ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ

ផ្នែក ០៧ ៖ អាជីវកម្មរ៉ែលោហៈ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០៧១			អាជីវកម្មរ៉ែដែក
	០៧១០		អាជីវកម្មរ៉ែដែក
		០៧១០០	អាជីវកម្មរ៉ែដែក
០៧២			អាជីវកម្មរ៉ែលោហៈដែលមិនមែនដែក
	០៧២៩ ^(១)		អាជីវកម្មរ៉ែលោហៈដែលមិនមែនដែក
		០៧២៩១	អាជីវកម្មរ៉ែសំណាប៉ាហាំង
		០៧២៩២	អាជីវកម្មរ៉ែទង់ដែង
		០៧២៩៣	អាជីវកម្មរ៉ែអាលុយមីញ៉ូមបុកស៊ីត
		០៧២៩៤	អាជីវកម្មរ៉ែទីតានីញ៉ូមអុកស៊ីត
		០៧២៩៩	អាជីវកម្មរ៉ែលោហៈដែលមិនមែនដែក ដទៃទៀតដែលពុំបានរាប់បញ្ចូល ^(២)

- (១) **មិនរាប់បញ្ចូល**
- (ក) ការរុករកនិងរៀបចំផលិតដែកលោហៈដែលមានពន្លឺ និងដែកលោហៈដែលមានជាតិអ៊ុយរ៉ាញ៉ូម (មើល ០៧២១)
 - (ខ) ផលិតកម្មអាលុយមីញ៉ូមអុកស៊ីត និងការចម្រាញ់ជាតិនីកែលនិងទង់ដែង (មើល ២៤២០០)។

(២) **រាប់បញ្ចូល** អាជីវកម្មនិងប្រតិបត្តិកម្មយករ៉ែលោហៈ ដែលពុំមានធាតុដែកភាគច្រើន ៖ សំណ, ស័ង្កសី, ម៉ង់កាណែស, លោហធាតុក្រូមមេនីកែល, លោហធាតុកូបាល, ក្រុមលោហធាតុគីមីពណ៌សប្រាក់, ក្រុមដែកធុនធ្ងន់ដែលមិនឆ្លងចរន្តក្រោម ១៥០ អង្សាសេ, ក្រុមលោហធាតុដែកពណ៌សក្លី ។ល។

ផ្នែក ០៨ ៖ ប្រតិបត្តិការធនធានរ៉ែផ្សេងទៀត

ផ្នែកនេះរាប់បញ្ចូល ការយករ៉ែនិងថ្ម ការបូមយកខ្សាច់ ការបំបែកថ្ម និងការប្រើប្រាស់ដី ល្បាប់សមុទ្រ។ ប្រភេទផលិតផលទាំងនេះ ភាគច្រើនត្រូវបានប្រើសម្រាប់ ការងារសំណង់ (ឧ. ខ្សាច់ ថ្ម ។ល។), ការផលិតសម្ភារៈ (ឧ. ដីឥដ្ឋ ម្នាងសិលា កំបោរស ។ល។), ការផលិត សារធាតុគីមី ។ល។

ផ្នែកនេះមិនរាប់បញ្ចូលការកែច្នៃ (លើកលែងតែ ការបំបែក ការកិន ការកាត់ ការសម្អាត ការសម្ងួត ការបែងចែកប្រភេទ និងការលាយ) នូវធនធានរ៉ែដែលបានទាញយក។

ក្រុម ០៨១ ៖ ប្រតិបត្តិការយកថ្ម ខ្សាច់ និងដីឥដ្ឋ

ក្រុមនេះរាប់បញ្ចូល ៖ សកម្មភាពរុករក តម្រឹមត្រួសៗ និងអារ នូវផ្ទាំងថ្មនិងថ្មសម្អាង ដូចជា ថ្មម៉ាប ថ្មក្រានីត ថ្មខ្សាច់ ។ល។, សកម្មភាពរុករក និងបំបែកថ្មកំបោរ, សកម្មភាពរុករក ម្នាងសិលាកក់ និងម្នាងសិលារឹង, សកម្មភាពរុករករ៉ែដីស និងរ៉ែដែលមានធាតុកាល់ស្យូមនិង ម៉ាញ៉េស្យូមកាបូណាត, សកម្មភាពដឹកនិងបូមយកនូវ ខ្សាច់សម្រាប់ឧស្សាហកម្ម ខ្សាច់ សម្រាប់សំណង់ និងត្រួស, សកម្មភាពបំបែកថ្មនិងត្រួស, សកម្មភាពយកខ្សាច់ប្រភេទផ្សេង ទៀត, និងសកម្មភាពយកដីឥដ្ឋ ដីឥដ្ឋរឹង និងដីឥដ្ឋសម្រាប់ធ្វើបាន។

ក្រុម ០៨៩ ៖ ប្រតិបត្តិការនិងអាជីវកម្មធនធានរ៉ែ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ក្រុមនេះរាប់បញ្ចូលនូវ សកម្មភាពរុករករ៉ែគីមីនិងរ៉ែសម្រាប់ធ្វើដី សកម្មភាពដឹកយក រុក្ខជាតិរលួយ(ដែលប្រើសម្រាប់ធ្វើដីឬដុតជំនួសធូលី) សកម្មភាពផលិតអំបិល ។ល។

ជំពូក ខ ៖ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ

ផ្នែក ០៨ ៖ ប្រតិបត្តិការធនធានរ៉ែផ្សេងទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០៨១			ប្រតិបត្តិការយកថ្ម ខ្សាច់ និងដីឥដ្ឋ
	០៨១០ ^(១)		ប្រតិបត្តិការយកថ្ម ខ្សាច់ និងដីឥដ្ឋ
		០៨១០១	សកម្មភាពរុករក តម្រឹមគ្រួសៗ និងអាវ នូវផ្ទាំងថ្មនិងថ្មសម្រាប់ ដូចជា ថ្ម ម៉ាប ថ្មក្រានីត ថ្មខ្សាច់ ។ល។
		០៨១០២	សកម្មភាពរុករក និងបំបែកថ្មកំបោរ
		០៨១០៣	សកម្មភាពដឹកនិងបូមយកនូវ ខ្សាច់សម្រាប់ឧស្សាហកម្ម ខ្សាច់សម្រាប់ សំណង់ និងគ្រួស
		០៨១០៤	សកម្មភាពបំបែកថ្មនិងគ្រួស
		០៨១០៥	សកម្មភាពយកខ្សាច់ប្រភេទផ្សេងទៀត ^(២)
		០៨១០៦	សកម្មភាពយកដីឥដ្ឋ ដីឥដ្ឋរឹង និងដីឥដ្ឋសម្រាប់ធ្វើបាន

- (១) **មិនរាប់បញ្ចូល**
- (ក) ការយករ៉ែខ្សាច់កាកប្រេងកាត (បេទីមសម្រាប់ក្រាលថ្នល់, មើល ០៦១០២)
 - (ខ) ការរុករករ៉ែគីមីនិងរ៉ែសម្រាប់ធ្វើដី (មើល ០៨៩១)
 - (គ) ការផលិតថ្មកំបោរម៉ាញ៉េស្យូមកាបូណាត (មើល ២៣៩៤២)
 - (ឃ) ការកាត់ ខាត់អោយស្រួច នូវផលសម្រេចពីថ្ម (មើល ២៣៩៦០)។
- (២) **រាប់បញ្ចូល** ខ្សាច់ស៊ីលីកា។

ជំពូក ខ ៖ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ

ផ្នែក ០៨ ៖ ប្រតិបត្តិការធនធានរ៉ែផ្សេងទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០៨៩			ប្រតិបត្តិការនិងអាជីវកម្មធនធានរ៉ែ ដទៃទៀតដែលពុំបានរាប់បញ្ចូល
	០៨៩១ ^(១)		សកម្មភាពរុករករ៉ែគីមីនិងរ៉ែសម្រាប់ធ្វើដី
		០៨៩១១	សកម្មភាពយករ៉ែផ្សាភ្នំធម្មជាតិ
		០៨៩១២	សកម្មភាពយករ៉ែប្រេងធម្មជាតិ រ៉ែម៉ាញ៉េស្យូមស៊ុលហ្វាតធម្មជាតិ
		០៨៩១៣	សកម្មភាពយករ៉ែដែលមានពណ៌ដី រ៉ែដែលមានធាតុកាល់ស្យូមហ្វូស្វាយ និងរ៉ែប្រភេទផ្សេងទៀត ដែលមានប្រយោជន៍ខាងធ្វើជាសារធាតុគីមី
	០៨៩២ ^(២)		សកម្មភាពដឹកយករុក្ខជាតិរលួយ(ដែលប្រើសម្រាប់ធ្វើដីឬដុតជំនួសធុង)
		០៨៩២០	សកម្មភាពដឹកយករុក្ខជាតិរលួយ(ដែលប្រើសម្រាប់ធ្វើដីឬដុតជំនួសធុង)
	០៨៩៣ ^(៣)		សកម្មភាពផលិតអំបិល
		០៨៩៣១	សកម្មភាពផលិតអំបិលពីទឹកសមុទ្រឬប្រភពទឹកប្រៃដទៃទៀត
		០៨៩៣២	សកម្មភាពបំបែក បន្សុទ្ធ និងវែងយកអំបិល របស់ផលិតករអំបិល
	០៨៩៩		សកម្មភាពផ្សេងទៀត នៃប្រតិបត្តិការនិងអាជីវកម្មធនធានរ៉ែ ដទៃទៀត ដែលពុំបានរាប់បញ្ចូល
		០៨៩៩១	សកម្មភាពយករ៉ែផ្សាភ្នំធម្មជាតិ សម្រាប់ធ្វើខ្មៅដៃ
		០៨៩៩២	សកម្មភាពយករ៉ែត្បូងថ្មមានតម្លៃ
		០៨៩៩៩	សកម្មភាពផ្សេងទៀត នៃប្រតិបត្តិការនិងអាជីវកម្មធនធានរ៉ែ ដទៃទៀត ដែលពុំបានរាប់បញ្ចូល ^(៤)

- (១) **មិនរាប់បញ្ចូល**
 - (ក) ការផលិតអំបិល (មើល ០៨៩៣)
 - (ខ) ការដុតដែកស៊ុលផួរ (មើល ២០១១០)
 - (គ) ការផលិតដីសំយោគ និងសមាសធាតុនីត្រូសែន (មើល ២០១២)។
- (២) **មិនរាប់បញ្ចូល**
 - (ក) សេវាកម្មគាំទ្រដល់ការយករុក្ខជាតិរលួយ(ដែលប្រើសម្រាប់ធ្វើដីឬដុតជំនួសធុង, មើល ០៩៩០០)
 - (ខ) ការផលិតវត្ថុធាតុដើមរុក្ខជាតិពុករលួយប្រភេទនេះ (មើល ២៣៩៩)។
- (៣) **មិនរាប់បញ្ចូល** ការកែច្នៃអំបិលឲ្យទៅជាអំបិលបរិភោគ (ឧ. អំបិលអ៊ុយ៉ូដ) (មើល ១០៧៩០)។
- (៤) **រាប់បញ្ចូល** ការយកធនធានរ៉ែនិងវត្ថុធាតុដទៃទៀត (ឧ. ជម្រកធម្មជាតិ និងគ្រួសល្អិតសម្រាប់ធ្វើថ្នល់, ជម្រកធម្មជាតិប្រភេទរឹង, សិលាភ្នំ, ម៉ែកា, តាល់ក៍, វត្ថុធាតុដែលអាចប្រើសម្រាប់ខាត់វត្ថុរឹង, រ៉ែប្រភេទស៊ុលីកាត, ។ល។)។

ផ្នែក ០៩ ៖ សកម្មភាពសេវាគាំទ្រសម្រាប់ប្រតិបត្តិការធនធានរ៉ែ

ផ្នែកនេះរាប់បញ្ចូលសេវាគាំទ្រឯកទេស ផ្តល់សម្រាប់ប្រតិបត្តិការនិងអាជីវកម្មធនធានរ៉ែ ដោយផ្អែកតាមការបង់ថ្លៃឈ្នួលឬតាមកិច្ចសន្យា។ ពោលគឺរាប់បញ្ចូល សេវារុករករ៉ែតាមរយៈវិធីសាស្ត្ររកអណ្តូងរ៉ែ ជាអាទិ៍៖ ការយកសំណាកដើមនិងការសង្កេតបែបភូគព្ភសាស្ត្រ រាប់ទាំងការខ្វែងអណ្តូងផង, ការខ្វែងសាកល្បងឬខ្វែងឡើងវិញ ទៅលើអណ្តូងប្រេង ប្រភពរ៉ែលោហៈនិងអលោហៈ។ ប្រភេទសេវាគាំទ្រឯកទេសឯទៀតមានដូចជា ការសាងសង់គ្រឹះអណ្តូងប្រេងនិងឧស្ម័ន, ការភ្ជាប់បំពង់ផ្តល់ដោយស៊ីម៉ង់ត៍, ការសម្អាត ការដុសលាង និងការបាចទឹកចេញពីអណ្តូងប្រេងនិងឧស្ម័ន, ការបង្ហូរនិងបូមរ៉ែពីអណ្តូង, សេវាយកចេញពីអណ្តូងរ៉ែ ។ល។

ក្រុម ០៩១ ៖ សកម្មភាពគាំទ្រសម្រាប់ការយកប្រេងកាតនៅនិងឧស្ម័នធម្មជាតិ

ក្រុមនេះរាប់បញ្ចូល សេវាយកប្រេងនិងឧស្ម័ន ដោយផ្អែកតាមការបង់ថ្លៃឈ្នួលឬតាមកិច្ចសន្យា សេវាពន្លត់អគ្គិភ័យនៅកន្លែងយកប្រេងនិងឧស្ម័ន។

ក្រុម ០៩៩ ៖ សកម្មភាពគាំទ្រសម្រាប់ប្រតិបត្តិការធនធានរ៉ែផ្សេងទៀត

ក្រុមនេះរាប់បញ្ចូលសេវាគាំទ្រ ដោយផ្អែកលើការបង់ថ្លៃឈ្នួលឬតាមកិច្ចសន្យា ដែលជាតម្រូវការរបស់ប្រតិបត្តិការធនធានរ៉ែ នៃផ្នែក ០៥ ០៧ និង ០៨ ។

ជំពូក ខ ៖ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ
ផ្នែក ០៩ ៖ សកម្មភាពសេវាគាំទ្រសម្រាប់ប្រតិបត្តិការធនធានរ៉ែ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
០៩១			សកម្មភាពគាំទ្រសម្រាប់ការយកប្រេងកាតនៅនិងឧស្ម័នធម្មជាតិ
	០៩១០ ^(១)		សកម្មភាពគាំទ្រសម្រាប់ការយកប្រេងកាតនៅនិងឧស្ម័នធម្មជាតិ
		០៩១០០	សកម្មភាពគាំទ្រសម្រាប់ការយកប្រេងកាតនៅនិងឧស្ម័នធម្មជាតិ ^(២)
០៩៩			សកម្មភាពគាំទ្រសម្រាប់ប្រតិបត្តិការធនធានរ៉ែផ្សេងទៀត
	០៩៩០ ^(៣)		សកម្មភាពគាំទ្រសម្រាប់ប្រតិបត្តិការធនធានរ៉ែផ្សេងទៀត
		០៩៩០០	សេវាគាំទ្រ ដោយផ្អែកលើការបង់ថ្លៃឈ្នួលឬតាមកិច្ចសន្យា ដែលជាតម្រូវការរបស់ប្រតិបត្តិការធនធានរ៉ែ នៃផ្នែក ០៥ ០៧ និង ០៨ ^(៤)

- (១) **មិនរាប់បញ្ចូល**
 - (ក) សកម្មភាពសេវាប្រតិបត្តិឡើងដោយប្រតិបត្តិករនៃកន្លែងយកប្រេងនិងឧស្ម័ន (មើល ០៦១០, ០៦២០)
 - (ខ) ការជួសជុលបែបឯកទេស នូវម៉ាស៊ីនរុករករ៉ែ (មើល ៣៣១២០)
 - (គ) ការបន្សុទ្ធនិងការបំប្លែងឧស្ម័នធម្មជាតិសម្រាប់គោលបំណងដឹកជញ្ជូន ដែលប្រព្រឹត្តិឡើងនៅក្រៅទីតាំងយករ៉ែ (មើល ៥២២១៩)
 - (ឃ) ការអង្កេតខាងរូបភូគព្ភសាស្ត្រ ភូគព្ភសាស្ត្រ និងខាងរលករញ្ជួយដី (មើល ៧១១០០)។
- (២) **រាប់បញ្ចូល**
 - (ក) សេវារុករកដែលជាប់ទាក់ទងជាមួយការយកប្រេងនិងឧស្ម័ន (ឧ. វិធីសាស្ត្ររុកអណ្តូងរ៉ែតាមប្រពៃណី ដូចជា ការសង្កេតបែបភូគព្ភសាស្ត្រនៅកន្លែងអណ្តូងរ៉ែសក្តានុពល)
 - (ខ) ការខ្វែងរកទិសនិងខ្វែងឡើងវិញ, ការចាប់ផ្តើមខ្វែងអណ្តូង, ការសាងសង់ម៉ាស៊ីនស្នូចនៅនឹងកន្លែង ការជួសជុល និងការរុះរើ, ការភ្ជាប់បំពង់ផ្តល់ដោយស៊ីម៉ង់ត៍, ការបូមអណ្តូង, ការបិទអណ្តូងនិងការបោះបង់ចោលអណ្តូង, ។ល។
 - (គ) ការបន្សុទ្ធនិងការបំប្លែងឧស្ម័នធម្មជាតិសម្រាប់គោលបំណងដឹកជញ្ជូន ដែលប្រព្រឹត្តិឡើងនៅក្នុងទីតាំងយករ៉ែ
 - (ឃ) សេវាបូមនិងធ្វើទបង្ហូរ ផ្អែកតាមការបង់ថ្លៃឈ្នួលឬតាមកិច្ចសន្យា
 - (ង) ការខ្វែងសាកល្បង ដែលជាប់ទាក់ទងនឹងការយកប្រេងនិងឧស្ម័ន។
- (៣) **មិនរាប់បញ្ចូល**
 - (ក) ប្រតិបត្តិការកន្លែងយកធនធានរ៉ែ ផ្អែកតាមការបង់ថ្លៃឈ្នួលឬតាមកិច្ចសន្យា (មើលផ្នែក ០៥ ០៧ ឬ ០៨)
 - (ខ) ការជួសជុលបែបឯកទេស នូវម៉ាស៊ីនរុករករ៉ែ (មើល ៣៣១២០)
 - (គ) សេវាអង្កេតបែបរូបភូគព្ភសាស្ត្រ ផ្អែកតាមការបង់ថ្លៃឈ្នួលឬតាមកិច្ចសន្យា (មើល ៧១១០០)។
- (៤) **រាប់បញ្ចូល**
 - (ក) សេវារុករករ៉ែ (ឧ. វិធីសាស្ត្ររុកអណ្តូងរ៉ែតាមប្រពៃណី ដូចជា ការសង្កេតបែបភូគព្ភសាស្ត្រនៅកន្លែងអណ្តូងរ៉ែសក្តានុពល)
 - (ខ) សេវាបូមនិងធ្វើទបង្ហូរ ផ្អែកតាមការបង់ថ្លៃឈ្នួលឬតាមកិច្ចសន្យា
 - (គ) ការបោះប្រហោងសាកល្បង និងការខ្វែងសាកល្បង
 - (ឃ) សេវាកម្មសម្អាត។

ជំពូក គ : កម្មន្តសាល

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	២៤
ក្រុម	៦៩
ថ្នាក់	១៧០
ថ្នាក់រង	២៦៧

ជំពូកនេះគ្រប់ដណ្តប់ជាទូទៅ លើសកម្មភាពឧស្សាហកម្ម ឬដែលពាក់ព័ន្ធនឹងផលិតកម្ម ឬផលិតកម្មក្នុងទ្រង់ទ្រាយធំ(កម្មន្តសាល)។

ជំពូកមួយនេះ ត្រូវបានចែកចេញជា ២៤ ផ្នែកសំខាន់ៗ ដូចជា៖ ផលិតកម្មនៃផលិតផលម្ហូបអាហារ, កម្មន្តសាលភេសជ្ជៈ, កម្មន្តសាលផលិតផលធុរ្យជក់, កម្មន្តសាលវាយនភណ្ឌ, កម្មន្តសាលសម្លៀកបំពាក់, កម្មន្តសាលស្បែកនិងផលិតផលស្បែកដទៃទៀត, កម្មន្តសាលនៃឈើ និងផលិតផលពីឈើនិងឈើស្មៅលើក លែងតែគ្រឿងសង្ហារឹម, កម្មន្តសាលរបស់របរពីចំបើង និងវត្ថុធាតុក្រង, កម្មន្តសាលក្រដាសនិងផលិតផលក្រដាស, ការបោះពុម្ពនិងការផលិតសារឡើងវិញ នូវឯកសារដែលបានថតចម្លងទុក, កម្មន្តសាលធ្យូងភក់និងផលិតផលកាក់សំណល់ប្រេងកាតនៅចម្រាញ់រួច, កម្មន្តសាលគីមី និងផលិតផលគីមី, កម្មន្តសាល ឱសថសារធាតុគីមីសម្រាប់ព្យាបាលនិងផលិតផលថ្នាំធ្វើពីរុក្ខជាតិ, កម្មន្តសាល ផលិតផលពីកៅស៊ូនិងប្លាស្ទិក, កម្មន្តសាល ផលិតផលពីអីអលោហៈដទៃទៀត, កម្មន្តសាល លោហធាតុមូលដ្ឋាន, កម្មន្តសាល ផលិតផលពីលោហធាតុកែច្នៃលើកលែងម៉ាស៊ីននិងបរិក្ខារ, កម្មន្តសាលផលិតផលកុំព្យូទ័រអេឡិចត្រូនិកនិងអុបទិក, កម្មន្តសាល បរិក្ខារអគ្គិសនី, កម្មន្តសាល គ្រឿងម៉ាស៊ីននិងបរិក្ខារដែលពុំបានរាប់បញ្ចូល, កម្មន្តសាលយានយន្ត រ៉ឺម៉កសណ្តោងនិងរ៉ឺម៉កពាក់កណ្តាលសណ្តោង, កម្មន្តសាលបរិក្ខារដឹកជញ្ជូនដទៃទៀត, កម្មន្តសាលគ្រឿងសង្ហារឹម, កម្មន្តសាលផ្សេងៗទៀត, និងការជួសជុលនិងដំឡើងម៉ាស៊ីន និងគ្រឿងបរិក្ខាររបស់ម៉ាស៊ីន។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១០ ៖ ផលិតកម្មនៃផលិតផលម្ហូបអាហារ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១០១			ការកែច្នៃ និងថែរក្សាទុកសាច់
	១០១១		សត្តិយាត និងការវេចខ្ចប់សាច់ (លើកលែងបសុបក្សី)
		១០១១១	សត្តិយាត និងការវេចខ្ចប់សាច់គោ និងសាច់ក្របី
		១០១១២	សត្តិយាត និងការវេចខ្ចប់សាច់ជ្រូក
		១០១១៩	សត្តិយាត និងការវេចខ្ចប់សាច់ ដែលពុំបានរាប់បញ្ចូល
			ថ្នាក់នេះរាប់បញ្ចូល៖
			▪ ដំណើរការរបស់សត្តិយាតដ្ឋាន ដែលពាក់ព័ន្ធនឹង ការសម្លាប់ បកស្បែក និងវេចខ្ចប់៖ សាច់គោ សាច់ជ្រូក កូនចៀម ទន្សាយ ចៀម អូដូ ។ល។
			▪ ផលិតកម្មសាច់ស្រស់ សាច់ទាំងមូល
			▪ ផលិតកម្មសាច់ស្រស់ សាច់ដោយកាត់ជាដុំ
			▪ ផលិតកម្មសាច់ស្រស់ សាច់តាមផ្នែក។
	១០១២		សត្តិយាត និងការវេចខ្ចប់សាច់បសុបក្សី
		១០១២១	សត្តិយាត និងការវេចខ្ចប់សាច់មាន់
		១០១២២	សត្តិយាត និងការវេចខ្ចប់សាច់ទា
		១០១២៣	សត្តិយាត និងការវេចខ្ចប់សាច់ក្រូច
		១០១២៩	សត្តិយាតនិងការវេចខ្ចប់សាច់បក្សាបក្សីដែលពុំបានរាប់បញ្ចូល
			ថ្នាក់នេះរាប់បញ្ចូល៖
			▪ ដំណើរការរបស់សត្តិយាតដ្ឋាន ដែលពាក់ព័ន្ធនឹង ការសម្លាប់ បកស្បែក និងវេចខ្ចប់
			▪ ផលិតកម្មសាច់បសុបក្សីស្រស់ សាច់ទាំងមូល
			▪ ផលិតកម្មសាច់បសុបក្សីស្រស់ សាច់កាត់ជាដុំ
			▪ ផលិតកម្មសាច់បសុបក្សីស្រស់ សាច់តាមផ្នែក។
១០១៣			ការកែច្នៃ និងថែរក្សាសាច់និងផលិតផលសាច់សត្វបសុបក្សី
		១០១៣១	ផលិតកម្មសាច់បង្កក
		១០១៣២	ផលិតកម្មសម្ងាត់ ប្រឡាក់ ឬឆ្អឹងសាច់
		១០១៣៣	ផលិតកម្មសាច់អាំង
		១០១៣៤	ផលិតកម្មផ្អកសាច់
		១០១៣៥	ផលិតកម្មសាច់ក្រក
		១០១៣៦	ផលិតកម្មប្រហិត
		១០១៣៩	ការកែច្នៃ និងការរក្សាសាច់និងផលិតផលសាច់សត្វបសុបក្សី ដទៃទៀត ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- ផលិតកម្មសាច់ស្រស់ បង្កក ឬក្លាសេសាច់ទាំងមូល
- ផលិតកម្មសាច់ស្រស់ បង្កក ឬក្លាសេសាច់ដោយកាត់ជាដុំ
- ផលិតកម្មសាច់ស្រស់ បង្កក ឬក្លាសេសាច់តាមផ្នែក
- ផលិតកម្មសម្ងាត់ ប្រឡាក់ ឬឆ្អើរសាច់
- ផលិតកម្មផលិតផលសាច់៖ សាច់ក្រក, សាឡាមី(សាច់ក្រកសាច់ជ្រូកលាយសាច់គោ), ជាត់ឌីញ, ប៉ូឡូញ៉ា, សាច់ប៉ាតេ, សាច់រីលេតស៍, សាច់ស្សោរ

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- ការសម្លាប់និងកែច្នៃត្រីបាឡែន ប្រព្រឹត្តិទៅនៅលើគោកឬលើកប៉ាល់ពិសេស
- ផលិតកម្មស្បែកសត្វដែលបានពីសត្តយាតដ្ឋាន រាប់ទាំងការបោចរោមសត្វ
- ការចម្រៀមខ្លាញ់ជ្រូក និងខ្លាញ់ដែលអាចបរិភោគបាន ពីប្រភពខ្លាញ់សត្វ
- ការកែច្នៃគ្រឿងក្នុងសត្វ
- ផលិតកម្មកាត់រោមចៀម
- ផលិតកម្មស្លាបសត្វ និងរោមសត្វ។

១០២

ការកែច្នៃនិងរក្សាទុកសាច់ត្រី សន្តរន្តសត្វ(បង្កង ក្តាម) និងសិប្បីសត្វ(ខ្យង ត្រី)

១០២១

ការកែច្នៃនិងការរក្សាទុក នូវសាច់ត្រីនិងផលិតផលត្រី (ស្រស់ បង្កក ឬក្លាសេ)

១០២១១ ការកែច្នៃនិងការថែរក្សាទុកសាច់ត្រីទុកដោយក្លាសេ ក្លាសេក្នុងកម្រិតខ្ពស់

១០២១២ ផលិតកម្មសម្ងាត់ ប្រឡាក់ ឬឆ្អើរត្រី

១០២១៣ ផលិតកម្មប្រហុកផ្អក

១០២១៤ ផលិតកម្មប្រហិតត្រី

១០២១៩ ការកែច្នៃ និងការរក្សាទុកសាច់ត្រី និងផលិតផលសាច់ត្រី សាច់ត្រីស្រស់ បង្កក ឬក្លាសេ ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- ការរៀបចំ និងថែរក្សាសាច់ត្រី ដោយក្លាសេ ក្លាសេកម្រិតខ្ពស់ សម្ងាត់ ឆ្អើរ ប្រឡាក់ ត្រាំទឹកអំបិល ។ល។
- ផលិតកម្មផលិតផលត្រី៖ ការចម្អិនត្រី ពន្លះសាច់ត្រី ពងត្រី ពងត្រីប្រឡាក់ ពងត្រីប្រឡាក់ផ្សំគ្រឿង ។ល។
- ផលិតកម្មអាហារពីត្រី សម្រាប់ចំណីមនុស្សនិងចំណីសត្វ
- ផលិតកម្មអាហារនិងអាហារដែលរលាយ ចេញពីត្រី

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖

- សកម្មភាពកប៉ាល់ដែលពាក់ព័ន្ធនៃការកែច្នៃ និងរក្សាទុកត្រី។

១០២២ ១០២២០ ផលិតកម្មត្រីខកំប៉ុង

ថ្នាក់នេះរាប់បញ្ចូល៖

- ការច្រកត្រីចូលក្នុងកំប៉ុង។

១០២៣ ១០២៣០ ការកែច្នៃ និងការថែរក្សា សន្តវន្តសត្វ(បង្កង ក្តាម) និងសិប្បីសត្វ(ខ្យង គ្រំ)

ថ្នាក់នេះរាប់បញ្ចូល៖

- ការរៀបចំ និងថែរក្សា សន្តវន្តសត្វ និងសិប្បីសត្វ ដោយក្លាសេ ក្លាសេកម្រិតខ្ពស់ សម្ពុត ឆ្អើរ ប្រឡាក់ ត្រាំទឹកអំបិល ។ល។

១០២៤ ១០២៤០ ផលិតកម្ម សន្តវន្តសត្វ និងសិប្បីសត្វកំប៉ុង

ថ្នាក់នេះរាប់បញ្ចូល៖

- ការច្រកសន្តវន្តសត្វនិងសិប្បីសត្វ ចូលក្នុងកំប៉ុង។

១០២៥ ១០២៥០ ផលិតកម្ម និងការកែច្នៃសារាយសមុទ្រ

ថ្នាក់នេះរាប់បញ្ចូល៖

- ការកែច្នៃសារាយសមុទ្រ។

១០២៩ ការកែច្នៃនិងរក្សាទុក សាច់ត្រីនិងផលិតផលគ្រឿងសមុទ្រ ដទៃទៀតដែល ពុំបានរាប់បញ្ចូល

១០២៩១ ការកែច្នៃផលិតផលគ្រឿងសមុទ្រចំហុយ

១០២៩២ ផលិតកម្មត្រីសមុទ្រក្រៀម (បង្ការ មីក)

១០២៩៣ ផលិតកម្មកាពី

១០២៩៩ ការកែច្នៃនិងរក្សាទុក ផលិតផលត្រីនិងគ្រឿងសមុទ្រ ដទៃទៀតដែលពុំបាន រាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- ផលិតកម្មអាហារ និងអាហារដែលរលាយបាន ធ្វើពីសត្វសមុទ្រដទៃទៀតដែលមិន មែនសម្រាប់ចំណីមនុស្ស។

១០៣ ការកែច្នៃនិងការរក្សាទុក ផ្លែឈើនិងបន្លែ

១០៣១ ការកែច្នៃនិងការរក្សាទុក ផ្លែឈើនិងបន្លែ

១០៣១១ ការកែច្នៃនិងការរក្សាទុកផ្លែឈើ

១០៣១២ ការកែច្នៃនិងការរក្សាទុកបន្លែ

១០៣១៣ ការកែច្នៃនិងការរក្សាទុកគ្រាប់ផ្លែឈើក្រៀម

១០៣១៩ ការកែច្នៃនិងការរក្សាទុក ផ្លែឈើនិងបន្លែ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាអាហារដែលមានធាតុផ្សំចម្បងពីផ្លែឈើ ឬបន្លែ លើកលែងតែអាហារ ដាក់ចាន ដែលក្លាសេ ឬច្រកកំប៉ុង
- ការថែរក្សាផ្លែឈើ គ្រាប់ផ្លែឈើ ឬបន្លែ៖ ក្លាសេ សម្ងាត់ ត្រាំក្នុងប្រេង ឬទឹកខ្មៅ ។ល។
- កម្មន្តសាលាផលិតផលអាហារ ពីផ្លែឈើឬបន្លែ
- កម្មន្តសាលាដំណាប់ផ្លែឈើ ដំណាប់ម៉ាម៉ាឡែដ និងចាហ្វូយ
- ការកែច្នៃ និងថែរក្សាដំឡូង៖
 - កម្មន្តសាលាក្លាសេដំឡូងរៀបចំរួច
 - កម្មន្តសាលាដកជាតិទឹកពីដំឡូងកិនរួច
 - កម្មន្តសាលាអាហារសម្រន់ពីដំឡូង
 - កម្មន្តសាលាដំឡូងស្រួយ
 - កម្មន្តសាលាម្សៅដំឡូង និងអាហារពីដំឡូង
- លីងគ្រាប់ផ្លែឈើ
- កម្មន្តសាលាអាហារ និងម្សៅគ្រាប់ផ្លែឈើ។

- ១០៣២ ផលិតកម្មផ្លែឈើនិងបន្លែច្រកកំប៉ុង
- ១០៣២១ ផលិតកម្មបន្លែច្រកកំប៉ុង
- ១០៣២២ ផលិតកម្មផ្លែឈើច្រកកំប៉ុង

ថ្នាក់នេះរាប់បញ្ចូល៖

- ការច្រក ផ្លែឈើ គ្រាប់ផ្លែឈើ ឬបន្លែក្នុងកំប៉ុង។

- ១០៣៣ ផលិតកម្មទឹកផ្លែឈើឬទឹកបន្លែ
- ១០៣៣១ ផលិតកម្មទឹកផ្លែឈើ
- ១០៣៣២ ផលិតកម្មទឹកបន្លែ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាទឹកផ្លែឈើ ឬទឹកបន្លែ។

- ១០៣៩ ផលិតកម្មទឹកផ្លែឈើឬទឹកបន្លែ ដទៃទៀតដែលពុំបានរាប់បញ្ចូល
- ១០៣៩១ ផលិតកម្មផលិតផលសណ្តែកសៀងផ្កាប់
- ១០៣៩២ ផលិតកម្មតៅហ្វី
- ១០៣៩៩ ផលិតកម្មផលិតផលផ្លែឈើ ឬបន្លែ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- ឧស្សាហកម្មចិតសម្បកដំឡូង
- ផលិតកម្មកុងសង់ត្រេតពីផ្លែឈើស្រស់ ឬបន្លែដូចជា៖
 - សាឡាដ
 - បន្លែដែលកាត់ ឬចិតសម្បករួច
 - តៅហ្វី (គ្រាប់សណ្តែក)។

១០៤

កម្មន្តសាលប្រេងនិងខ្លាញ់ ដែលបានពីបន្លែនិងសត្វ

១០៤១

កម្មន្តសាលប្រេងនិងខ្លាញ់ ដែលបានពីបន្លែនិងសត្វ (លើកលែងប្រេងដូងប្រេង ប្រេងដូង និងប្រេងពោត)

១០៤១១

កម្មន្តសាលប្រេងដែលបានពីបន្លែ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលប្រេងនៅពីបន្លែ៖ ប្រេងអូលីវ ប្រេងសណ្តែក ប្រេងគ្រាប់ផ្កាឈូកវីត្ត ប្រេងគ្រាប់កប្បាស ប្រេងរ៉ែប ប្រេងគូលសា ឬម៉ាស្តាត ប្រេងផ្លែ ។ល។
- កម្មន្តសាលប្រេងចម្រាញ់ពី៖ ប្រេងអូលីវ ប្រេងសណ្តែក ។ល។
- ការកែច្នៃប្រេងបន្លែ ៖ ការកៀបយកប្រេង ការស្វែងរម្ងាស់ ការដកជាតិទឹកចេញ ការបញ្ចូលអ៊ីដ្រូហ្សែន ។ល។
- កម្មន្តសាលនៃកំណាត់សំឡី នំខេកប្រេង និងផលិតផលដទៃទៀតនៅសល់ក្នុងផលិតកម្មប្រេង

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលប្រេងចម្រាញ់ចេញពីរុក្ខជាតិសម្រាប់គ្រឿងសម្អាង (មើល ២០២៩)
- ការព្យាបាលដោយប្រើប្រេង និងសារធាតុខ្លាញ់តាមដំណើរការគីមី (មើល ២០២៩)។

១០៤២

១០៤២០

កម្មន្តសាលប្រេងដូង នំធ្វើពីសាច់ដូងស្អុតអាហារ និងនំគ្រាប់តូចៗធ្វើពីសាច់ដូង

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលប្រេងដូង នំធ្វើពីសាច់ដូងស្អុត អាហារ និងនំគ្រាប់តូចៗធ្វើពីសាច់ដូង។

១០៤៣

១០៤៣០

កម្មន្តសាលប្រេងពីដូងប្រេង

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលប្រេងពីដូងប្រេង

១០៤៤ ១០៤៤០ កម្មន្តសាលប្រេងពោត

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលប្រេងពោត

១០៤៥ ១០៤៥០ កម្មន្តសាលប្រេង និងខ្លាញ់ដែលបានពីសត្វ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលប្រេងនិងខ្លាញ់ នៅលើនិងចម្រាញ់រួចពីសត្វ
- កម្មន្តសាលប្រេងនិងខ្លាញ់សត្វ ដែលមិនអាចបរិភោគបាន
- ការចម្រាញ់ខ្លាញ់និងប្រេង ចេញពីត្រី និងថនិកសត្វសមុទ្រដទៃទៀត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការចម្រាញ់ និងចម្រាញ់ខ្លាញ់ជ្រូក និងខ្លាញ់ដែលអាចបរិភោគបាន ពីសត្វដទៃទៀត(មើល ១០១០)។

១០៤៩ ១០៤៩០ កម្មន្តសាលប្រេង និងខ្លាញ់ដែលបានពីបន្លែនិងសត្វ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលម្សៅដែលពុំទាន់បានដកជាតិខ្លាញ់ចេញ ឬអាហារពីគ្រាប់ផ្លែរុក្ខជាតិ និងគ្រាប់រុក្ខជាតិប្រេង ឬប្រេងកន្ទក់
- កម្មន្តសាលម៉ាហ្គារីន
- កម្មន្តសាលល្អាយ (ប្រេង-ខ្លាញ់) និងការលាយស្រដៀងគ្នា
- កម្មន្តសាលខ្លាញ់សមាសអាចបរិភោគបាន

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលប្រេងចម្រាញ់ចេញពីរុក្ខជាតិសម្រាប់គ្រឿងសម្អាង (មើល ២០២៩)
- ការព្យាបាលដោយប្រើប្រេង និងសារធាតុខ្លាញ់តាមរយៈដំណើរការបែបគីមី (មើល ២០២៩)។

១០៥

កម្មន្តសាលផលិតផលធ្វើពីទឹកដោះគោ

១០៥១ ១០៥១០ ការកែច្នៃទឹកដោះគោស្រស់និងកម្មន្តសាលនៃក្រែម

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលទឹកដោះគោរស្រស់ ទឹកដោះគោដែលធ្វើប៉ាស្ទ័រកម្ម សម្លាប់មេរោគរួច ទឹកដោះគោលាយ ក្រែមស្មើសាច់ ប្រព្រឹត្តកម្មតាមវិធីអ៊ុលត្រាភ្លើង
- កម្មន្តសាលភេសជ្ជៈមានមូលដ្ឋានពីទឹកដោះគោ
- កម្មន្តសាលក្រែមធ្វើពីទឹកដោះគោរស្រស់ ប៉ាស្ទ័រកម្មរួច សម្លាប់មេរោគរួចលាយក្រែមស្មើសាច់រួច។

១០៥២ ១០៥២០ កម្មន្តសាលទឹកដោះគោរស្រស់និងទឹកដោះគោខាប់ឬទឹកដោះគោបង្អួត (បំពេញផ្សំបញ្ចូលគ្នាឬលាយសារឡើងវិញ)

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលទឹកដោះគោស្ងួត ឬទឹកដោះគោខាប់ទោះជាផ្អែម និងមិនផ្អែមក៏ដោយ
- កម្មន្តសាលទឹកដោះគោ ឬក្រែមជាទម្រង់ជាវិង។

១០៥៣ កម្មន្តសាលការ៉េមនិងការ៉េមប្រអប់ទឹកកកអនាម័យ ការ៉េមដើមនិងទឹកកករសជាតិដទៃទៀត

១០៥៣១ កម្មន្តសាលការ៉េម

១០៥៣២ កម្មន្តសាលការ៉េមប្រអប់ទឹកកក ការ៉េមដើម និងទឹកកករសជាតិដទៃទៀត

១០៥៣៩ កម្មន្តសាលការ៉េមការ៉េមប្រអប់ទឹកកកអនាម័យការ៉េមដើម និងទឹកកករសជាតិដទៃទៀត ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលការ៉េម និងទឹកកកដែលអាចបរិភោគបានដទៃទៀត ដូចជា ទឹកកកមានរសជាតិផ្សេងៗ។

១០៥៤ ១០៥៤០ កម្មន្តសាលផលិតផលពីទឹកដោះគោដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលប៊ឺរ
- កម្មន្តសាលទឹកដោះគោជូរ
- កម្មន្តសាលហ្វ្រូម៉ាស និងទឹកដោះគោខាប់
- កម្មន្តសាលទឹកដោះគោថ្លា
- កម្មន្តសាលកាសេអ៊ីន ឬឡាក់តូស។

១០៦ កម្មន្តសាលផលិតផលពីការកិនគ្រាប់ធញ្ញជាតិម្សៅ អាមីដុង និងផលិតផលធ្វើពីម្សៅអាមីដុង

១០៦១ កម្មន្តសាល ផលិតផលពីការកិនគ្រាប់ធញ្ញជាតិ (លើកលែងអង្ករ/ពោត)

១០៦១១ ការកែច្នៃគ្រាប់ធញ្ញជាតិដែលបានកិន លើកលែងអង្ករ/ពោត

១០៦១៩ កម្មន្តសាល ផលិតផលពីការកិនគ្រាប់ធញ្ញជាតិដទៃទៀត (លើកលែងអង្ករ/ពោត) ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- ការកិនគ្រាប់ធញ្ញជាតិ៖ ផលិតកម្មម្សៅមីម្សៅប្រូត កិនស្រូវសាលីពូតជាដុំ ស្រូវវ៉ៃ ស្រូវអូត ឬគ្រាប់ធញ្ញជាតិដទៃទៀត
- ការកិនបន្លែ៖ ផលិតកម្មម្សៅ ឬអាហារពីបន្លែក្រៀម ឬសមើម ឬគ្រាប់ផ្លែឈើដែលអាចបរិភោគបាន
- កម្មន្តសាលអាហារពេលព្រឹកពីគ្រាប់ធញ្ញជាតិ
- កម្មន្តសាលម្សៅលាយ និងម្សៅលាយស្រេច និងម្សៅលាយទឹកសម្រាប់ធ្វើនំប៉័ង នំខេក នំប៊ីស្គីត ឬនំអំបែង

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលម្សៅដំឡូងបារាំង និងអាហារ(មើល ១០៣១)
- ការកិនពោតសើម (មើល ១០៦៣)។

១០៦២ កម្មន្តសាលម្សៅអាមីដុងនិងផលិតផលពីម្សៅអាមីដុង (លើកលែងអង្ករ/ពោត)

១០៦២១ កម្មន្តសាលម្សៅ

១០៦២២ កម្មន្តសាលផលិតផលធ្វើពីម្សៅ

១០៦២៩ កម្មន្តសាលម្សៅអាមីដុងនិងផលិតផលធ្វើពីម្សៅអាមីដុង ដទៃទៀត (លើកលែងអង្ករ/ពោត)ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលគ្លុយតូស ទឹកស្សីគ្លុយតូស ម៉ាល់តូស អ៊ីនុយលីន ។ល។
- កម្មន្តសាលក្លុយតិន
- កម្មន្តសាលម្សៅអាមីដុងពីដំឡូងមីនិងម្សៅអាមីដុងជំនួសពីដំឡូងមី ហើយរៀបចំរួច

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលឡាក់តូស (ជាតិស្ករពីទឹកដោះគោ) (មើល ១០៥៩)
- ផលិតកម្មស្ករអំពៅ ឬពីឆែវស្ករ(មើល ១០៧២)
- កម្មន្តសាលប្រេងពោត (មើល ១០៤៥)

- ១០៦៣ ការកិនអង្ករ/ពោតនិងកម្មន្តសាលម្សៅពីអង្ករ/ពោត
- ១០៦៣១ ការកិនស្រូវ
- ១០៦៣២ ការកិនពោត
- ១០៦៣៣ កម្មន្តសាលម្សៅពីអង្ករ/ពោត

ថ្នាក់នេះរាប់បញ្ចូល៖

- ការកិនគ្រាប់ធញ្ញជាតិ៖ ផលិតកម្មម្សៅមី ម្សៅហ្គ្រុត អាហារ ឬនំគ្រាប់តូចៗ ធ្វើពីពោត
- ការកិនស្រូវ៖ ផលិតកម្មបកសម្បក កិន ស្រិត ធ្វើឲ្យរលោង ស្សោរឆ្អិនល្អ ឬកែច្នៃអង្ករ ផលិតកម្មម្សៅអង្ករ

ថ្នាក់នេះក៏បានបញ្ចូលផងដែរនូវ៖

- កម្មន្តសាលម្សៅអាមីដុងពីអង្ករ និងពោត
- ការកិនពោតសើម។

១០៧ កម្មន្តសាលនៃផលិតផលអាហារផ្សេងទៀត

- ១០៧១ កម្មន្តសាលនំដុត
- ១០៧១១ កម្មន្តសាលនំប៉័ង
- ១០៧១២ កម្មន្តសាលនំខេកឬ/និងអាហារសម្រន់
- ១០៧១៩ កម្មន្តសាលនំដុតដទៃទៀតដែលពុំបានរាប់បញ្ចូល

ក្រុមនេះរាប់បញ្ចូលនូវកម្មន្តសាល នំដុតស្រស់ ក្លាសេ និងស្ងួត។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលនំប៉័ង និងនំប៉័ងរ័ល
- កម្មន្តសាលនំស្រស់ធ្វើពីម្សៅប៉ាស្ត្រី នំខេក នំដាយ នំតាត ។ល។
- កម្មន្តសាលនំក្រៀម នំប៊ីស្តិត និង ផលិតផលនំដុត “ស្ងួត” ដទៃទៀត
- កម្មន្តសាលនំប៉ាស្ត្រីរក្សាទុកបានយូរ និងនំខេក
- កម្មន្តសាលផលិតផលអាហារសម្រន់ (នំគុកគី នំស្រួយនំប្រីតហៃប៊ូល ។ល។) ដែលផ្អែម ឬប្រៃ
- កម្មន្តសាលពោត
- កម្មន្តសាលផលិតផលនំដុតក្លាសេ ដូចជា នំអំបែង នំពុម្ព នំរ័ល ។ល។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលផលិតផលពីម្សៅមី (ប៉ាស្តា) (មើល ១០៧៤)
- កម្មន្តសាលអាហារសម្រន់ពីដំឡូង (មើល ១០៣១)
- ការកម្តៅនំដុតសម្រាប់ពិសារភ្លាមៗ (មើលផ្នែក៥៦)។

- ១០៧២ កម្មន្តសាលសួរ
- ១០៧២១ កម្មន្តសាលសួរភ្នោត
- ១០៧២២ កម្មន្តសាលសួរស
- ១០៧២៩ កម្មន្តសាលសួរ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឬការចម្រាញ់សួរស (ជាតិសួរក្នុងរុក្ខជាតិ) និងផលិតផលជំនួសសួរ ដែលបានមកពីទឹកអំពៅ ឆែវសួរ ដើមឈើម៉ាផល និងភ្នោត
- កម្មន្តសាលទឹកស្អី
- កម្មន្តសាលទឹករង្ស
- ការផលិតទឹកស្អីម៉ាផល និងសួរ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលគ្គុយកូស ទឹកស្អីគ្គុយកូស ម៉ាល់តូស(មើល ១០៦២)។

- ១០៧៣ ១០៧៣០ កម្មន្តសាលកាកាវស្វក្ខណ៍និងសួរគ្រាប់

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលកាកាវ ប៊ែរកាកាវ ខ្លាញ់កាកាវ ប្រេងកាកាវ
- កម្មន្តសាលស្វក្ខណ៍ និងសួរស្វក្ខណ៍
- កម្មន្តសាលសួរគ្រាប់ ៖ សួរតាំងម៉ែ សួរហិល សួរមានលាយគ្រាប់សណ្តែកដី ឬ គ្រាប់ផ្លែឈើផ្សេងៗ សួរស្អិតសម្រាប់ចាក់ស្រោចលើនំ សួរស្វក្ខណ៍ ។ល។
- កម្មន្តសាលសួរកៅស៊ូ
- ការរក្សាសួរ ដែលមានក្នុងផ្លែឈើ គ្រាប់ផ្លែឈើ សម្បកផ្លែឈើ និងផ្នែកផ្សេង ទៀតនៃដើមឈើ
- កម្មន្តសាលសួរគ្រាប់ជាថ្នាំ និងសួរថ្នាំបៀម

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ផលិតកម្មសួរស (ជាតិសួរក្នុងរុក្ខជាតិ)(មើល ១០៧២)

- ១០៧៤ កម្មន្តសាលមីម៉ាការ៉ូនី មីសរសៃ មីកូស្តស និងផលិតផលម្សៅមីស្រដៀងគ្នា
- ១០៧៤១ កម្មន្តសាលគុយទាវ
- ១០៧៤២ កម្មន្តសាលមី
- ១០៧៤៩ កម្មន្តសាលមីម៉ាការ៉ូនី មីសរសៃ មីកូស្តស និងផលិតផលម្សៅមីស្រដៀងគ្នា នោះដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលប៉ាស្តា ដូចជា មីម៉ាការ៉ូនី មីសរសៃទោះបីជាចម្អិន ឬមិនចម្អិន ឬវេចខ្ចប់ ក៏ដោយ
- កម្មន្តសាលផលិតផលមីកូស្តូស
- កម្មន្តសាលប៉ាស្តាដែលច្រកដាក់កំប៉ុង ឬក្លាសេ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលរៀបចំវេចខ្ចប់មីកូស្តូស នោះទេ (មើល ១០៧៥)
- កម្មន្តសាលទឹកស៊ុបដែលមានប៉ាស្តា (មើល១០៧៩)។

១០៧៥ ១០៧៥០ កម្មន្តសាលអាហាររៀបចំរួច និងអាហារវេចខ្ចប់ដាក់បាន

ថ្នាក់នេះរាប់បញ្ចូល ទាំងអាហារដែលធ្វើរួច និងដាក់បាន (ឧ. អាហាររៀបចំរួច ផ្សំគ្រឿងរួច និងចម្អិនរួច)។ អាហារដាក់បានទាំងនេះ ត្រូវបានកែច្នៃរួចសម្រាប់រក្សាទុក ដូចជា ក្លាសេ ឬច្រកដាក់កំប៉ុង ហើយជាធម្មតាខ្ចប់រួច និងបិទស្លាកសញ្ញាសម្រាប់លក់វិញ ជាដើម។ ថ្នាក់នេះមិនរាប់បញ្ចូល នូវការរៀបចំអាហារសម្រាប់ការប្រើប្រាស់ភ្លាមៗទេ ដូចជា នៅក្នុងភោជនីយដ្ឋាន។ គេអាចចាត់ទុកជាអាហារដាក់បានបាន គឺអាហារដែលមានគ្រឿងផ្សំចម្រុះយ៉ាងតិចឲ្យបាន ២ មុខ (លើកលែងតែដាក់គ្រឿង ។ល។)

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលអាហារដាក់បានពីសាច់ ឬបសុបក្សី
- កម្មន្តសាលអាហារដាក់បានពីត្រី រួមទាំងត្រី និងបន្ទះសាច់ត្រី
- កម្មន្តសាលអាហារដាក់បានពីបន្លែរៀបចំរួច
- កម្មន្តសាលអាហារច្រកកំប៉ុងចម្អិនរួច និងអាហាររៀបចំរួចរក្សាទុកក្នុងកញ្ចប់សុញ្ញកាស
- កម្មន្តសាលអាហាររៀបចំរួចទៀត (ដូចជា អាហារពេលល្ងាចមើលទូរទស្សន៍ ។ល។)
- កម្មន្តសាលភីហ្សាក្លាសេ ឬភីហ្សារក្សាទុកដទៃទៀត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលអាហារស្រស់ និងអាហារផ្សំពីគ្រឿងផ្សំសំខាន់តែមួយមុខ (មើលផ្នែក ១០)
- ការលក់ដុំនូវម្ហូបអាហារដែលបានរៀបចំរួច (មើល ៤៦៣០)
- ការលក់រាយនូវម្ហូបអាហារដែលបានរៀបចំរួចក្នុងហាងលក់ទំនិញ (មើល ៤៧១១, ៤៧១២)
- សកម្មភាពសេវាកម្មតាមកិច្ចសន្យាអាហារ (មើល ៥៦២៩)។

- ១០៧៦ កម្មន្តសាលាការហ្វែតនិងឱសថរុក្ខជាតិសម្រាប់ឆ្កង
- ១០៧៦១ កម្មន្តសាលាការហ្វែត
- ១០៧៦២ កម្មន្តសាលាតែ
- ១០៧៦៩ កម្មន្តសាលាការហ្វែតនិងឱសថរុក្ខជាតិដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- ការដកយកជាតិការហ្វែតពីការហ្វែត និងការលើងការហ្វែត
- ផលិតកម្មនៃផលិតផលពីការហ្វែត៖
 - ការហ្វែតគ្រាប់
 - ការហ្វែតដែលរលាយក្នុងទឹក
 - កុងសង់ត្រេត ការហ្វែត និងចម្រាញ់ការហ្វែត
- កម្មន្តសាលាផលិតផលជំនួសការហ្វែត
- ការលាយតែ និងម៉ាតេ
- កម្មន្តសាលានៃការចម្រាញ់ និងគ្រឿងរៀបចំជាស្រេចពីតែ ឬម៉ាតេជាមូលដ្ឋាន

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាលាទឹកឆ្កងពីរុក្ខជាតិឱសថ (ដីអង្កាម រុក្ខជាតិវែរវែន ឆាម៉ូមីល ។ល។)។

- ១០៧៧ កម្មន្តសាលាគ្រឿងទេសដែលបានកែច្នៃ ទឹកជ្រលក់គ្រឿងផ្សំផ្សេងៗ និងផលិតផលសម្រាប់ធ្វើម្ហូបផ្សេងទៀត
- ១០៧៧១ កម្មន្តសាលាគ្រឿងទេសដែលបានកែច្នៃ និងគ្រឿងផ្សំផ្សេងៗ
- ១០៧៧២ កម្មន្តសាលាទឹកជ្រលក់
- ១០៧៧៣ កម្មន្តសាលាទឹកខ្មេះ
- ១០៧៧៩ កម្មន្តសាលាគ្រឿងទេសដែលបានកែច្នៃទឹកជ្រលក់គ្រឿងផ្សំផ្សេងៗ និងផលិតផលសម្រាប់ធ្វើម្ហូបដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាគ្រឿងទេស ទឹកជ្រលក់ និងគ្រឿងផ្សំផ្សេងៗ៖ ទឹកម៉ាយូណែស, ម្សៅម៉ាស្តាត, និងអាហារម៉ាស្តាតរៀបចំរួច
- កម្មន្តសាលាទឹកខ្មេះ
- កម្មន្តសាលាទឹកឃ្មុំសិប្បនិម្មិត និងស្ករតាំងម៉ែ

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖

- កម្មន្តសាលាចម្រាញ់យកទឹកដមពី សាច់ ត្រី សន្តរន្តសត្វ ឬសិប្បិសត្វ
- ការកែច្នៃអំបិលទៅជាអំបិលពិសារ ដូចជា អំបិលអ៊ុយ៉ូដ
- កម្មន្តសាលាកុងសង់ត្រេត សិប្បនិម្មិត។

១០៧៩ ១០៧៩០ កម្មន្តសាលផលិតផលចំណីអាហារផ្សេងទៀត ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលទឹកស៊ុប និងទឹកសាច់រម្ងាស់
- កម្មន្តសាលអាហារពិសេស ដូចជា៖
 - អាហារសម្រាប់កូនក្មេង
 - ទឹកដោះគោបំប៉ន និងអាហារបំប៉ន
 - អាហារទារក
 - អាហារដែលមានគ្រឿងផ្សំលាយស្មើសាច់
- កម្មន្តសាលអាហាររៀបចំរួចដែលអាចខូច ឬរលួយ ៖
 - សាំងរិច
 - ភីហ្សាស្រស់ (មិនទាន់ចម្អិន)

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាលមេដំបែ
- កម្មន្តសាលទឹកដោះមិនមែនទឹកដោះគោ និងអាហារជំនួសប្រូម៉ា

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការដាំដុះដំណាំគ្រឿងទេស (មើល ០១២៨)
- កម្មន្តសាល អ៊ីនុលីន(មើល ០១៦២)
- កម្មន្តសាលអាហារផ្សំគ្រឿងរួចដែលងាយខូច ធ្វើពីផ្លែឈើ និងបន្លែ (ឧ. សាឡាដបន្លែចិតសម្បុករួច តៅហ្វី) (មើល ១០៣៩)
- ការផលិតភីស្យាបែបបង្កក (មើល ១០៧៥)
- កម្មន្តសាលស្រាស្តីរឹត ស្រាបៀរ ស្រាទំពាំងបាយជូរ និងភេសជ្ជៈ (មើលផ្នែក ១១)
- ការរៀបចំផលិតផលពីរុក្ខជាតិ សម្រាប់ប្រើប្រាស់ជាឱសថ
- ផលិតកម្មនៃផលិតផលទឹកកកដែលមិនមែនជាម្ហូបអាហារ ដើម្បីគោលបំណង (ឧ. ក្លាសេ) (មើល ៣៥៣០)។

១០៨

កម្មន្តសាលចំណីសត្វរៀបចំរួច

១០៨០

កម្មន្តសាលចំណីសត្វរៀបចំរួច

១០៨០១

កម្មន្តសាលចំណីសត្វរៀបចំរួច

១០៨០២

កម្មន្តសាលចំណីជ្រូក

១០៨០៣

កម្មន្តសាលចំណីគ្រី

១០៨០៤

កម្មន្តសាលចំណីសត្វរៀបចំរួច ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាចំណីសត្វរៀបចំរួច សម្រាប់សត្វចិញ្ចឹម រាប់បញ្ចូលទាំង ឆ្កែ ឆ្ការ បក្សី ត្រី ។ល។
- កម្មន្តសាលាចំណីសត្វរៀបចំរួចសម្រាប់ក្នុងកសិដ្ឋាន រួមទាំង កុងសង់ត្រេតចំណីសត្វ ចំណីបន្ថែមរបស់សត្វ
- ចំណីរៀបចំរួចដែលមិនទាន់លាយគ្នា (ចំណីតែមួយមុខ) សម្រាប់សត្វក្នុងកសិដ្ឋាន

ថ្នាក់នេះក៏បានរាប់បញ្ចូលផងដែរ៖

- ប្រព្រឹត្តិកម្មកាកសំណល់ពីសត្តយាតដ្ឋានដើម្បីផលិតជាចំណីសត្វ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ផលិតកម្មចំណីពីត្រីសម្រាប់ធ្វើជាចំណីសត្វ (មើល ១០២)
- កម្មន្តសាលានំពីប្រេងធញ្ញជាតិ (មើល ១០៤២)
- លទ្ធផលសកម្មភាពនៃផលិតផលបន្លាស់បន្សំ ដែលអាចប្រើជាចំណីសត្វបាន ដោយគ្មានប្រព្រឹត្តិកម្មពិសេស ឧ. គ្រាប់រុក្ខជាតិមានប្រេង (មើល ១០៤៩) កាកសំណល់ពីការកិនគ្រាប់ធញ្ញជាតិ (មើល ១០៦) ។ល។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១១ ៖ កម្មន្តសាលភេសជ្ជៈ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១១០			កម្មន្តសាលភេសជ្ជៈ
	១១០១	១១០១០	ការបិត ការបន្សុទ្ធ និងការលាយស្រាស្តីវីត

ថ្នាំនេះរាប់បញ្ចូល៖

- កម្មន្តសាលភេសជ្ជៈមានជាតិអាកុល ដោយការបិទ អាចពិសារបាន៖ ស្រាវីស្តី ប្រេនឌី ស្រាហ្ស៊ីន លីតីរ ស្រាលាយ ។ល។
- ការលាយស្រាស្តីវីត
- ផលិតកម្មស្រាស្តីវីតណីត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលអេទីលអាកុល (មើល ២០១១)
- កម្មន្តសាលភេសជ្ជៈមានជាតិអាកុលដែលមិនប្រើវិធីបិត (មើល ១១០២, ១១០៣)
- ការច្រកដប និងបិទស្លាកសញ្ញា (មើល ៤៦៣០) (ប្រសិនបើសកម្មភាពនោះជាផ្នែកនៃការលក់ដុំ) (មើល ៨៩២២) (ប្រសិនបើសកម្មភាពនោះមានទម្រង់ជាការយកកម្រៃ ឬផ្អែកលើកិច្ចសន្យា)។

១១០២			កម្មន្តសាលស្រា (រ៉ាំញ)
	១១០២១		កម្មន្តសាលស្រាស្បាភឃ្លឹង (ស្រាពពុះ)
	១១០២២		កម្មន្តសាលស្រាទឹកត្នោត
	១១០២៣		កម្មន្តសាលស្រាទំព្រាំងបាយជូរ
	១១០២៤		កម្មន្តសាលស្រា (រ៉ាំញ) ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលស្រា
- កម្មន្តសាលស្រាពពុះ
- កម្មន្តសាលស្រាពីកុងសង់ត្រេតទឹកដមទំព្រាំងបាយជូរ
- កម្មន្តសាលភេសជ្ជៈមានជាតិអាល់កុល ដែលបានមកពីការឡើងមេ តែមិនមែនដោយវិធីបិត៖ ស្រា-ស សារេ ស្រាស៊ីឌ័រ ស្រាកើរី ស្រាមីឌ ស្រាផ្លែឈើ ដទៃទៀត ភេសជ្ជៈចម្រុះដែលមានជាតិអាកុល
- កម្មន្តសាល ស្រាវែរមូត និងស្រដៀងគ្នា

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖

- ការលាយស្រា (រ៉ាំញ)
- កម្មន្តសាលស្រាដែលមានជាតិអាកុលទាប ឬគ្មានជាតិអាកុល

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលាទឹកខ្មេះ (មើល ១០៧៧)
- ការច្រកដប និងការបិតស្លាកសញ្ញា (មើល ៥៦៣០) (ប្រសិនបើសកម្មភាពនោះ ជាផ្នែកនៃការលក់ដុំ) (មើល ៨៩២២) (ប្រសិនបើសកម្មភាពនោះមានទម្រង់ជា ការយកកម្រៃ ឬផ្អែកលើកិច្ចសន្យា)។

- ១១០៣ កម្មន្តសាលាស្រាម៉ល់និងម៉ល់
- ១១០៣១ កម្មន្តសាលាស្រាបៀរ
- ១១០៣៩ កម្មន្តសាលាស្រាម៉ល់និងម៉ល់ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- ការផលិតស្រាម៉ល់ ដូចជា ស្រាបៀរ អាឡេ ពកទ័រ និងស្ពោត
- កម្មន្តសាលាម៉ល់

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាលាស្រាបៀរដែលមានជាតិអាកុលទាប ឬគ្មានជាតិអាកុល។

- ១១០៤ កម្មន្តសាលាភេសជ្ជៈគ្មានជាតិអាកុល
- ១១០៤១ កម្មន្តសាលាភេសជ្ជៈគ្មានជាតិអាកុល
- ១១០៤២ ការផលិតទឹកស្អុយ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាភេសជ្ជៈគ្មានជាតិអាកុល លើកលែងតែស្រាបៀរ និងស្រាទំពាំងបាយ ជូរគ្មានជាតិអាកុល
- កម្មន្តសាលាភេសជ្ជៈគ្មានជាតិអាកុល
 - ទឹកគ្មានជាតិអាកុលឬមានជាតិផ្អែម៖ លីម៉ូណាត ទឹកក្រូច កូឡា ទឹកផ្លែ ឈើ ភេសជ្ជៈប្តូរកម្លាំង។

- ១១០៥ ១១០៥០ កម្មន្តសាលាទឹកបរិសុទ្ធ និងទឹករ៉ែ

ថ្នាក់នេះរាប់បញ្ចូល៖

- ផលិតកម្មនៃទឹកខនិជនិងទឹកបរិសុទ្ធច្រកដបដទៃទៀត។

- ១១០៩ ១១០៩០ កម្មន្តសាលាភេសជ្ជៈ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១២ ៖ កម្មន្តសាលផលិតផលថ្នាំជក់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១២០			កម្មន្តសាលផលិតផលថ្នាំជក់
	១២០១	១២០១០	កម្មន្តសាលបារីនិងស៊ីហ្គោ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលផលិតផលថ្នាំជក់ និងផលិតផលជំនួសថ្នាំជក់ ៖ បារីគ្រប់ប្រភេទ។

១២០៩ ១២០៩០ កម្មន្តសាលផលិតផលថ្នាំជក់ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាំនេះរាប់បញ្ចូល៖

- កម្មន្តសាលផលិតផលថ្នាំជក់ និងផលិតផលជំនួសថ្នាំជក់៖ ថ្នាំជក់សម្រាប់ខ្សៀវ ថ្នាំជក់សម្រាប់ចុក ថ្នាំជក់សម្រាប់ហឹត
- កម្មន្តសាលថ្នាំជក់លាយស្មៅសាច់ ឬផលិតសារឡើងវិញ

ថ្នាំនេះមិនរាប់បញ្ចូល៖

- ការបូតទងថ្នាំ និងការសម្ងាត់សន្លឹកថ្នាំឡើងវិញ។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១៣ ៖ កម្មន្តសាលវាយនភណ្ឌ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១៣១			ការរៃ ការត្បាញ និងការធ្វើឲ្យសម្រេច នូវផលិតផលវាយនភណ្ឌ
	១៣១១		ការរៀបចំនិងការរៃសរសៃអំបោះ
		១៣១១១	ការរៃវាយនភណ្ឌកប្បាស
		១៣១១២	ការរៃវាយនភណ្ឌសូត្រ
		១៣១១៩	ការរៀបចំនិងការរៃសរសៃអំបោះ ដទៃទៀតដែលពុំបានរាប់បញ្ចូល
			ថ្នាក់នេះរាប់បញ្ចូល៖
			<ul style="list-style-type: none"> ▪ ការរៀបចំដំណើរការសរសៃអំបោះ៖ <ul style="list-style-type: none"> ○ ខា និងដុសលាងសរសៃសូត្រ ○ សម្អាតខ្លាញ់ និងដាក់ជាតិកាបូនរោមសត្វ និងការជ្រលក់ពណ៌រោមសត្វដែលកោររួច (រោមចៀម) ○ ការពន្លា និងការសិតសរសៃពីរោមសត្វគ្រប់ប្រភេទ និងសរសៃរុក្ខជាតិ និងសរសៃសំយោគ ▪ ការរៃ និងកម្មន្តសាលអំបោះ ឬចេសសម្រាប់ការត្បាញ និងដេរ សម្រាប់ធ្វើពាណិជ្ជកម្ម និងការកែច្នៃបន្ថែមទៀត <ul style="list-style-type: none"> ○ វាយនភណ្ឌកម្មត្រកូញ វេញ ចងជាបាច់ ជ្រលក់សរសៃអំបោះសំយោគ ឬសិប្បនិម្មិត
			ថ្នាក់នេះក៏បញ្ចូលផងដែរ៖
			<ul style="list-style-type: none"> ▪ កម្មន្តសាលអំបោះពីក្រដាស
			ថ្នាក់នេះមិនរាប់បញ្ចូល៖
			<ul style="list-style-type: none"> ▪ ការរៀបចំដំណើរការបញ្ចូលគ្នាជាមួយកសិកម្ម ឬការដាំដុះ (មើលផ្នែក ០១) ▪ ការត្រាំទឹក ដើម្បីបកសម្បុករុក្ខជាតិសរសៃ (ដើមក្រចៅ ដើមផ្លែ ស្រកីដូង ។ល។) (មើល ០១១៦) ▪ ការប្រឡេះគ្រាប់កប្បាស (មើល ០១៦៣) ▪ កម្មន្តសាលសរសៃសំយោគ ឬសិប្បនិម្មិត និងខ្សែពួរ (សម្រាប់អូស ទាញ) កម្មន្តសាលសរសៃអំបោះទោល (រួមទាំង សរសៃអំបោះដែលស្វិតខ្លាំង និងសរសៃអំបោះសម្រាប់ធ្វើកម្រាលព្រំ) ពីសរសៃសំយោគ ឬសិប្បនិម្មិត (មើល ២០៣០) ▪ កម្មន្តសាលសរសៃសំឡីកែវ (មើល ២៣១០)
	១៣១២		តម្បាញកំណាត់
		១៣១២១	តម្បាញកំណាត់កប្បាស
		១៣១២២	តម្បាញកំណាត់សូត្រ
		១៣១២៩	តម្បាញកំណាត់ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលតម្បាញប្រភេទកំណាត់ពីកប្បាសទូទៅ ប្រភេទកំណាត់ឡែន កំណាត់ប្រភេទសរសៃគ្រើម ឬពីសូត្រ រួមទាំងសរសៃចម្រុះ ឬពីសរសៃសំយោគ ឬសរសៃសិប្បនិម្មិត
- កម្មន្តសាលកំណាត់កប្បាសទូទៅផ្សេងទៀត ដោយប្រើផ្ទៃ វ៉ាមី ហែម ក្រចៅ សរសៃរឹង ដោយលាយបញ្ចូលគ្នានឹងសរសៃពិសេស

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាលតម្បាញកំណាត់រោមទន់ ឬកាំមី កំណាត់កន្សែងពោះគោ ស្បែក ។ល។
- កម្មន្តសាលកំណាត់ត្បាញធ្វើពីសរសៃកែវ
- កម្មន្តសាលកំណាត់ត្បាញធ្វើពីសរសៃអំបោះកាបូន និងចេស
- អាវ៉ាមីត
- កម្មន្តសាលរោមសត្វក្លែងក្លាយ ធ្វើដោយត្បាញ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលកំណាត់ចាក់ ដោយមូលមួយ ឬច្រើន (មើល ១៣៩១)
- កម្មន្តសាលកំណាត់កម្រាល (មើល១៣៩៣)
- កម្មន្តសាលកំណាត់មិនធ្វើដោយត្បាញ និងសង្កត់ភ្ជាប់គ្នា (មើល ១៣៩៩)
- កម្មន្តសាលកំណាត់មានធ្មេញឈើតូចៗ (មើល ១៣៩៩)។

១៣១៣ ១៣១៣០ ការធ្វើសម្រេចវាយនភណ្ឌ

ថ្នាក់នេះរាប់បញ្ចូល៖

- ការធ្វើឲ្យមានពណ៌ស និងការជ្រលក់ពណ៌លើសរសៃវាយនភណ្ឌ សរសៃអំបោះ ផ្ទាំងកំណាត់ ឬរបស់ធ្វើពីកំណាត់រួមទាំង សម្លៀកបំពាក់
- ការតុបតែង ការសម្អាត បាញ់ចំហាយទឹក ការធ្វើឲ្យជ្រួញ ការប៉ះ ការទាញបន្តឹង ការកិនបង្ហាប់ឲ្យរលើបកំណាត់ និងរបស់ធ្វើពីកំណាត់ រួមទាំង សម្លៀកបំពាក់

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- ការធ្វើខោខ្លវិយឲ្យស
- ដីបផ្គត់ និងការងារស្រដៀងៗគ្នា លើកំណាត់
- ការធ្វើពុំឲ្យជ្រាបទឹក ការពាសស្រទាប់ ការភ្ជួរកៅស៊ូ ឬការភ្ជួរកៅស៊ូសម្លៀកបំពាក់
- ការបោះពុម្ពដោយពុម្ពស្បែក លើកំណាត់ និងសម្លៀកបំពាក់

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលផ្ទាំងកំណាត់ ដែលភ្ជួរ ពាស ស្រាបពីលើ ឬអុតជាមួយកៅស៊ូ ដែលកៅស៊ូជាធាតុផ្សំសំខាន់ (មើល ២២១៩)។

១៣៩

កម្មន្តសាលាវាយនភណ្ឌដទៃទៀត

១៣៩១

កម្មន្តសាលាផ្ទាំងកំណាត់ចាក់ដោយម្ពូលច្រើន ឬមួយ

១៣៩១១

កម្មន្តសាលាកំណាត់ចាក់

១៣៩១៩

កម្មន្តសាលាផ្ទាំងកំណាត់ចាក់ដោយម្ពូលច្រើនឬមួយ ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលា និងដំណើរការចាក់កំណាត់ដោយម្ពូលច្រើន ឬមួយ៖
 - ផ្ទាំងកំណាត់រោមកាំមី និងកំណាត់សម្រាប់ធ្វើកន្សែងពោះគោ
 - ស្បៃ និងកំណាត់តុបតែងបង្អួចពីប្រភេទកំណាត់ចាក់ ដែលផលិតដោយម៉ាស៊ីនចាក់ជរ ឬម៉ាស៊ីនស្រដៀងគ្នា
 - កំណាត់ចាក់ ដទៃទៀត

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖

- កម្មន្តសាលារោមសត្វក្លែងក្លាយដែលបានពីការចាក់

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលាស្បៃ និងកំណាត់តុបតែងបង្អួច ពីប្រភេទកំណាត់ ដែលផលិតពីម៉ាស៊ីនចាក់ជរ មានក្បាច់ប្រហោងឬម៉ាស៊ីនស្រដៀងគ្នា (មើល១៣៩៩)
- កម្មន្តសាលាសម្លៀកបំពាក់ចាក់ (មើល ១៤៣០)។

១៣៩២

១៣៩២០

កម្មន្តសាលារបស់តុបតែងពីវាយនភណ្ឌលើកលែងសម្លៀកបំពាក់

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលានៃរបស់តុបតែងធ្វើពីវត្ថុធាតុវាយនភណ្ឌ រួមទាំងផ្ទាំងកំណាត់ចាក់៖
 - ភួយ រាប់បញ្ចូលទាំង ព្រំសម្រាប់ធ្វើដំណើរ
 - កម្រាលគ្រែ តុ បន្ទប់ទឹក ឬផ្ទះបាយ
 - កម្រាលដេកមានច្រើនស្រទាប់ ខ្នើយផ្អែក ពួកសម្រាប់អង្គុយ ខ្នើយកាបូបសម្រាប់ដេក ។ល។
- កម្មន្តសាលារបស់តុបតែងសម្រាប់បំពាក់គ្រឿងសង្ហារឹម៖
 - រ៉ាំងនន រ៉ាំងននចាប់ក្បាច់ រ៉ាំងននក្រាស់ កម្រាលពួក គម្រងគ្រឿងសង្ហារឹម និងម៉ាស៊ីន ។ល។
 - សំពត់លាបជ័រមិនជ្រាបទឹក កំណាត់តង់ សម្ភារៈបោះជំរុំ កំណាត់ក្តោងទូក កំណាត់បាំងពន្លឺ កំណាត់គ្របឡាន ម៉ាស៊ីន ឬគ្រឿងសង្ហារឹមដទៃទៀត ។ល។
 - ទង់ជាតិ បដា ទង់ជាលា ។ល។
 - កំណាត់ជូតជូលី កំណាត់ជូតបាន និងរបស់របរស្រដៀងគ្នា អាវសុវត្ថិភាព ឆ័ត្រយោង ។ល។

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖

- កម្មន្តសាលគ្រឿងបំណែកវាយនភណ្ឌរបស់ភ្នំយអគ្គិសនី
- កម្មន្តសាលព្រំមានរូបភាពដាក់តាំងព្យួរត្បាយដោយដៃ
- កម្មន្តសាលគម្របកៅស៊ូកង់រថយន្ត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលរបស់វាយនភណ្ឌសម្រាប់ប្រើប្រាស់ផ្នែកបច្ចេកទេស (មើល ១៣៩៩)។

១៣៩៣

កម្មន្តសាលកម្រាលព្រំនិងព្រំតូចៗ

១៣៩៣១

កម្មន្តសាលកម្រាលព្រំកន្ទេល

១៣៩៣៩

កម្មន្តសាលកម្រាលព្រំនិងព្រំតូចៗដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលកម្រាលពីវាយនភណ្ឌ ដូចជា៖ ព្រំ ព្រំតូច និងកន្ទេល កម្រាលឥដ្ឋ
- កម្មន្តសាលកម្រាលឥដ្ឋចាក់ដោយកី

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលកន្ទេល និងការចាក់កន្ទេលពីវត្ថុធាតុសម្រាប់ក្រែង/ត្បាញ (មើល ១៦២៩)
- កម្មន្តសាលកម្រាលឥដ្ឋធ្វើពីឈើស្មៅ (មើល ១៦២៩)
- កម្មន្តសាលកម្រាលឥដ្ឋមិនទ្រុឌ (ធ្លាក់ថយ) ដូចជា វីនីល លីណូលេម (មើល ២២២៤)។

១៣៩៤

កម្មន្តសាលខ្សែពួរធំ (សម្រាប់នាវា) ខ្សែពួរខ្សែវេញ និងការចាក់សំណាញ់

១៣៩៤១

កម្មន្តសាលសំណាញ់

១៣៩៤៩

កម្មន្តសាលខ្សែពួរធំ(សម្រាប់នាវា) ខ្សែពួរខ្សែវេញ និងការចាក់សំណាញ់ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលខ្សែវេញ ខ្សែពួរធំ (សម្រាប់នាវា) និង ខ្សែកាបពីសរសៃវាយនភណ្ឌ ឬស្រដៀងគ្នាដែលភ្លោក ឬមិនភ្លោកពាសស្រទាប់ គ្រប ស្រោបពីបន្ទះកៅស៊ូ ឬ ញាស្លឹក
- កម្មន្តសាលខ្សែវេញ ខ្សែពួរនាវា ឬខ្សែពួរដោយចងទាក់
- កម្មន្តសាលផលិតផលនៃខ្សែពួរ ឬសំណាញ់៖ សំណាញ់នេសាទខែលកប៉ាល់ ការពារការទង្គិចជាមួយដៃ កន្ត្រកសំណាញ់លើកផ្ទេរទំនិញ ខ្សែពួរលើកដាក់ ឥវ៉ាន់ ខ្សែពួរ ឬខ្សែកាប ដែលប្រើជាមួយកងលោហធាតុ ។ល។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលសំណាញ់គ្របសក់ (មើល ១៤១៣)
- កម្មន្តសាលខ្សែភ្លើង (មើល ២៥៩៥)។

១៣៩៩ ១៣៩៩០ កម្មន្តសាលវាយនភណ្ឌ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូលសកម្មភាពទាំងអស់ដែលពាក់ព័ន្ធនឹង កម្មន្តសាលវាយនភណ្ឌ ឬ ផលិតផលវាយនភណ្ឌ ដែលមិនបានបញ្ជាក់ក្នុងកន្លែងណាមួយនៃផ្នែក ១៣ ឬ ១៤ ទាក់ទងទៅនឹងការកែច្នៃឬវិមាណច្រើនដង និងភាពប្លែកគ្នាច្រើនយ៉ាងនៃមុខទំនិញ ដែលបានផលិត។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល កំណាត់ត្បាញធ្មេញឈើតូច រួមទាំងផ្ទាំងកំណាត់ដែលគេធ្វើឲ្យ ជ្រួញ ប៉ុន្តែពុំមានរសាត់
- កម្មន្តសាល ស្លាកពាណិជ្ជសញ្ញា ឬស្លាកសញ្ញាសម្គាល់លើសម្លៀកបំពាក់ ។ល។
- កម្មន្តសាល ជរសម្រាប់តុបតែងលម្អ ៖ ជរសម្រាប់ចងសក់ រំយោល បន្តោង លម្អ ។ល។
- កម្មន្តសាលផ្ទាំងកំណាត់ពីសរសៃសង្កត់ភ្ជាប់គ្នា
- កម្មន្តសាលស្បែក និងផ្ទាំងស្បែកដទៃទៀតពីជរ ពីកំណាត់ប៉ាក់ ជាផ្ទាំង ជាបន្ទះ វែង ឬជារូបរាងផ្សេងៗ
- កម្មន្តសាលសរសៃអំបោះលាយជាមួយលោហធាតុ ចេសកៅស៊ូ និងខ្សែពូរ ស្រោបដោយវត្ថុធាតុវាយនភណ្ឌ អំបោះវាយនភណ្ឌ ឬបន្ទះស្រោប ភ្លោក ពាស ឬស្រោបរឹតដោយកៅស៊ូ ឬប្លាស្ទិក
- កម្មន្តសាលអំបោះកង់ឡាន ឬធ្វើពីអំបោះសំយោគ ដែលស្វិតខ្លាំង
- កម្មន្តសាលកំណាត់ដែលធ្វើប្រព្រឹត្តកម្មរួច ឬពាសដទៃទៀត ដូចជា កំណាត់ មានស្នាម កំណាត់ទ្រនាប់សម្រាប់ជាងគំនូរ កំណាត់ទ្រនាប់ក្របសៀវភៅ កំណាត់រឹងទៀត ដែលស្រដៀងគ្នា កំណាត់ពាសជាមួយការ ឬជាមួយសារ ធាតុអាមីឡាសើស
- កម្មន្តសាលគ្រឿងវាយនភណ្ឌដទៃទៀត ៖ ប្រឆេះចង្កៀង ប្រឆេះចង្កៀងម្យ៉ាង សុង ទុយោទឹកពីកំណាត់ ខ្សែពានអូស ឬខ្សែពាននាំ ខ្សែក្រវាត់ (ទោះជាមាន ឬគ្មានការធ្វើឲ្យមាំដោយបន្ថែមលោហធាតុ ឬវត្ថុធាតុផ្សេងទៀត កំណាត់ច្រោះ កំណាត់តម្រង ។ល។)

- កម្មន្តសាលកំណាត់តុបតែងគ្រឿងយន្ត
- កម្មន្តសាលបន្ទះកំណាត់ភ្លេចទៅនឹងសម្ភារ
- កម្មន្តសាលកំណាត់ផ្ទាំងសម្រាប់វិចិត្រករ និងកំណាត់មានស្នាមគំនូស
- កម្មន្តសាលខ្សែចងស្បែកជើង
- កម្មន្តសាលកំណាត់ដាត់ម្សៅ និងស្រោមដៃអត់ម្រាម

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលកម្រាលដែលផលិតដោយកីចាក់(មើល ១៣៩៣)
- កម្មន្តសាលកំណាត់ជាសាច់សំឡី និងរបស់របរពីសាច់សំឡី៖ កន្សែងអនាម័យសំឡីអនាម័យ ។ល។ (មើល ១៧០៩)
- កម្មន្តសាលខ្សែពានអូស ឬខ្សែពាននាំធ្វើពីកំណាត់ ឬពីអំបោះ ឬខ្សែពួរ ភ្លោកពាសស្រទាប់ ឬអ៊ុតកៅស៊ូ ដែលកៅស៊ូជាធាតុផ្សំសំខាន់ (មើល ២២១៩)
- កម្មន្តសាលបន្ទះ ឬសន្លឹកកៅស៊ូសែលុយឡា ឬប្លាស្ទិកផ្សំជាមួយកំណាត់ដើម្បីធ្វើឲ្យកាន់តែមាំ (មើល ២២១៩ ២២២៩)
- កម្មន្តសាលកំណាត់ពីលោហធាតុគ្យាញ (មើល ២៥៩៩)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១៤ ៖ កម្មន្តសាលសម្លៀកបំពាក់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១៤១			កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ
	១៤១១	១៤១១០	កម្មន្តសាលសម្លៀកបំពាក់(លើកលែងជាសម្លៀកបំពាក់ស្រាប់ឬកាត់)

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលសម្លៀកបំពាក់ធ្វើពីស្បែក ឬសមាសធាតុស្បែក រួមទាំង គ្រឿងបន្សំពីស្បែកសម្រាប់ការងារឧស្សាហកម្ម ដូចជា អៀមស្បែកសម្រាប់ជាងផ្សារ
- កម្មន្តសាលសម្លៀកបំពាក់ការដ្ឋាន
- កម្មន្តសាលសម្លៀកបំពាក់ខាងក្រៅផ្សេងទៀត ពីកំណាត់ត្បាញ កំណាត់ចាក់ដោយម្តុលច្រើន ឬមួយមិនមែនត្បាញ ។ល។ សម្រាប់ បុរស ស្ត្រី និងកូនក្មេង ៖
 - អាវម៉ង់តូ សម្លៀកបំពាក់ឈុត (អាវធំ) សម្លៀកបំពាក់មួយឈុត អាវរងារពាក់ពីខាងក្រៅ ខោ សំពត់ ។ល។
- កម្មន្តសាលសម្លៀកបំពាក់ខាងក្នុង និងសម្លៀកបំពាក់ភត្រីធ្វើពីកំណាត់ត្បាញ ឬចាក់ កំណាត់ជរ ។ល។ សម្រាប់បុរស ស្ត្រី និងកូនក្មេង ៖
 - អាវសីមី អាវយីតឌី ខោក្នុង (បុរស) ខោខ្លី ភីហ្សាម៉ា រ៉ូបគេងយប់ រ៉ូបដប់លៀង អាវស្រី អាវស្តើងក្នុង អាវទ្រនាប់ស្រីៗ អាវរីបរាង ។ល។
- កម្មន្តសាលសម្លៀកបំពាក់សម្រាប់ទារក សម្លៀកបំពាក់កីឡា ឈុតខោអាវសម្រាប់ជិះស្តី សម្លៀកបំពាក់ហែលទឹក ។ល។

១៤១២			ការកាត់ដេរសម្លៀកបំពាក់បុរស និងរ៉ូបស្ត្រី
	១៤១២១		ការកាត់ដេរសម្លៀកបំពាក់បុរស និងរ៉ូបស្ត្រីបែបប្រពៃណី
	១៤១២៩		ការកាត់ដេរសម្លៀកបំពាក់បុរស និងរ៉ូបស្ត្រី ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- ការកាត់ដេរសម្លៀកបំពាក់បុរស និងរ៉ូបស្ត្រីតាមការចង់បានរបស់អតិថិជន។

១៤១៣	១៤១៣០		កម្មន្តសាលសម្ភារៈបន្ទាប់បន្សំដែលមានធាតុផ្សំចម្បងធ្វើពីវាយនភណ្ឌ
------	-------	--	--

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលមួក និងមួកកន្តីប
- កម្មន្តសាលសម្ភារៈបន្ទាប់បន្សំដទៃទៀត ៖ ស្រោមដៃ ខ្សែក្រវាត់ កន្សែងបង់កក្រវាត់ក ឬ ខ្សែចងសក់ ។ល។

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖

- កម្មន្តសាលមួកធ្វើពីរោមសត្វ

- កម្មន្តសាលស្បែកជើងធ្វើពីវាយនភណ្ឌ ដោយពុំមានទ្រនាប់បាត
- កម្មន្តសាលគ្រឿងបំណែកសម្រាប់ផលិតផលដែលបានរៀបរាប់ខាងលើ។

១៤២ កម្មន្តសាលរបស់របរធ្វើពីរោមសត្វ
 ១៤២០ ១៤២០០ កម្មន្តសាលរបស់របរធ្វើពីរោមសត្វ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលរបស់របរធ្វើពីស្បែករោមសត្វ៖
 - សម្លៀកបំពាក់ធ្វើពីរោមសត្វ និងគ្រឿងបន្សុំសម្លៀកបំពាក់
 - គ្រឿងផ្គុំពីស្បែករោមសត្វ ដូចជា ៖ ស្បែករោមសត្វតូចៗសម្រាប់លម្អបន្ទះ កម្រាល បន្ទះវែង ។ល។
 - របស់របរធ្វើពីស្បែករោមសត្វ ដូចជា ៖ ព្រំតូចៗពួកអង្គុយតូចៗអត់មានញាត់អ្វីខាងក្នុង កំណាត់ខាត់រំលឹង ប្រើក្នុងឧស្សាហកម្ម

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ផលិតកម្មស្បែករោមសត្វនៅ (មើលក្រុម ០១៤ និង ០១៧)
- ផលិតកម្មស្បែករោមសត្វធំៗនៅ និងស្បែកសត្វនៅ (មើល ១០១៣)
- កម្មន្តសាលរោមសត្វក្លែងក្លាយ (កំណាត់ដែលមានរោមវែងៗបានពីការត្បាញឬចាក់) (មើល ១៣១២, ១៣៩១)
- កម្មន្តសាលមួករោមសត្វ (មើល ១៤១៣)
- កម្មន្តសាលសម្លៀកបំពាក់តុបតែងជាមួយរោមសត្វ (មើល ១៤១១)
- ការតុបតែង និងការជ្រលក់ពណ៌រោមសត្វ (មើល ១៥១១)
- កម្មន្តសាលស្បែកជើងកវែង ឬស្បែកជើងដែលមានលាយរោមសត្វដោយឡែក (មើល ១៥២០)។

១៤៣ កម្មន្តសាលសម្លៀកបំពាក់ចាក់ (ដោយមូលច្រើន ឬមួយ)
 ១៤៣០ ១៤៣០០ កម្មន្តសាលសម្លៀកបំពាក់ចាក់ (ដោយមូលច្រើន ឬមួយ)

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលសម្លៀកបំពាក់ចាក់ ដោយមូលច្រើន ឬមួយមួយ និងរបស់តុបតែងដោយផ្ទាល់ ដូចជា៖ អាវយឺតពាក់សិក អាវយឺតដៃវែងកវាលមានឡេវ អាវយឺតដៃវែងកវាលគ្មានឡេវ អាវកាក់ និងអាវស្រដៀងគ្នា
- កម្មន្តសាលស្រោមជើង រួមមាន ស្រោមជើងធម្មតា បា និងខោជាប់អាវីតរាង

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការផលិតផ្ទាំងកំណាត់ចាក់ (មើល ១៣៩១)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១៥ ៖ កម្មន្តសាលស្បែកនិងផលិតផលស្បែកដទៃទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១៥១			ការសម្លាប់ស្បែក ការតុបតែងស្បែក កម្មន្តសាលវ៉ាលីស កាបូបយូរដៃ កែបសេ: និងបង្ហៀរសេ: ការតុបតែងនឹងជ្រលក់ពណ៌រោមសត្វ
	១៥១១	១៥១១០	ការសម្លាប់ស្បែក និងការតុបតែងស្បែក ការតុបតែង និងជ្រលក់ពណ៌រោមសត្វ

ថ្នាក់នេះរាប់បញ្ចូល៖

- ការសម្លាប់ ការជ្រលក់ពណ៌ និងការតុបតែង ស្បែកសត្វធំៗ និងស្បែកសត្វ
- កម្មន្តសាលស្បែកទន់ ស្បែកជ្រលក់ពណ៌រួច ស្បែកមិនទាន់សម្លាប់ តែបានជ្រលក់ពណ៌រួច ស្បែករឹងភ្លឺរលោង ឬស្បែកមានបញ្ចុះលោហធាតុ
- កម្មន្តសាលស្បែកសមាស
- ការធ្វើឲ្យទៅជាកម្ទេច ការកាត់រោមសត្វ ការបោចរោមសត្វ ការដុសលាង ការសម្លាប់ ការធ្វើឲ្យមានពណ៌ស និងការជ្រលក់ពណ៌ស្បែករោមសត្វ និងស្បែកធំៗ ដែលមានរោមសត្វ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ផលិតកម្មស្បែកសត្វធំៗ និងស្បែកសត្វ ដែលជាផ្នែកនៃការចិញ្ចឹម (មើលក្រុម ០១៤)
- ផលិតកម្មស្បែកសត្វធំៗ និងស្បែកសត្វ ដែលជាផ្នែកមួយនៃការធ្វើសត្តយាត (មើល ១០១៣)
- កម្មន្តសាលសម្លៀកបំពាក់ធ្វើពីស្បែក (មើល ១៤១១)
- កម្មន្តសាលស្បែកក្លែងក្លាយ (សិប្បនិម្មិត) ដែលមិនមានមូលដ្ឋានពីស្បែកធម្មជាតិ (មើល ២២១៩ ២២២៩)។

១៥១២			កម្មន្តសាលវ៉ាលី កាបូបយូរដៃនិងផលិតផលស្រដៀង កែបសេ: និងបង្ហៀរសេ:
	១៥១២១		កម្មន្តសាលវ៉ាលី កាបូបយូរដៃ និងកាបូបស្តាយក្រោយ
	១៥១២៩		កម្មន្តសាលវ៉ាលី កាបូបយូរដៃនិងផលិតផលស្រដៀង កែបសេ: និងបង្ហៀរសេ: ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលវ៉ាលី កាបូបយូរដៃ និងផលិតផលដូចគ្នាធ្វើពីស្បែក ស្បែកសមាស ឬផ្សំពីវត្ថុធាតុដទៃទៀត ដូចជា សន្លឹកប្លាស្ទិក ឬវត្ថុវាយនភណ្ឌ សរសៃចម្អិនរួច ឬក្រដាសកាតុង ដែលប្រើប្រាស់បច្ចេកទេសដូចគ្នានឹងស្បែក
- កម្មន្តសាលកែបសេ: និងបង្ហៀរសេ:
- កម្មន្តសាលខ្សែនាឡិកាដៃដែលពុំមែនធ្វើពីលោហៈ (ក្រណាត់ ស្បែក ប្លាស្ទិក)

- កម្មន្តសាលារបស់របរផ្សេងៗទៀតនៃស្បែក ឬស្បែកសមាស៖ ខ្សែក្រវាត់សុវត្ថិភាពពេលបើកបរ ខ្សែចងឥវ៉ាន់ ។ល។
- កម្មន្តសាលខ្សែចងស្បែកជើងធ្វើពីស្បែក
- កម្មន្តសាលខ្សែតឺ និងរំពាត់វាយសេះ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលសម្លៀកបំពាក់ពីស្បែក (មើល ១៤១១)
- កម្មន្តសាលស្រោមដៃ និងមួកធ្វើពីស្បែក (មើល ១៤១៣)
- កម្មន្តសាលស្បែកជើង (មើល ១៥២០)
- កម្មន្តសាលកែបកង់ (មើល ៣០៩២)
- កម្មន្តសាលខ្សែនាឡិកាដៃធ្វើពីលោហធាតុមានតម្លៃ (មើល ៣២១១)
- កម្មន្តសាលខ្សែនាឡិកាដៃធ្វើពីលោហធាតុមិនមានតម្លៃ (មើល ៣២១២)
- កម្មន្តសាលខ្សែក្រវាត់សុវត្ថិភាពសម្រាប់អ្នកឡើងបង្គោលភ្លើង និងខ្សែក្រវាត់ដទៃទៀត សម្រាប់ការប្រើប្រាស់ក្នុងពេលបំពេញការងារ (មើល ៣២៩០)។

១៥២

កម្មន្តសាលស្បែកជើង

១៥២០

កម្មន្តសាលស្បែកជើង

១៥២០១ កម្មន្តសាលស្បែកជើងធ្វើពីស្បែក

១៥២០៩ កម្មន្តសាលស្បែកជើងដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលស្បែកជើងសម្រាប់ប្រើប្រាស់ទូទៅពីគ្រប់វត្ថុធាតុដោយការកែច្នៃរបៀបណាក៏ដោយ រួមទាំងការបោះពុម្ព (មើលករណីលើកលែងខាងក្រោម)
- កម្មន្តសាលផ្នែកស្បែកនៃស្បែកជើង ៖ កម្មន្តសាលផ្នែកខាងលើ និងមួយផ្នែកនៃផ្នែកខាងលើរបស់ស្បែកជើង និងគ្រឿងបំណែកនៃផ្នែក ខាងលើនេះ ទ្រនាប់ខាងក្រៅ និងទ្រនាប់ខាងក្នុងនៃបាតស្បែកជើង កែងស្បែកជើង ។ល។
- កម្មន្តសាលស្រោមខ្នងជើង ស្រោមក្បាលជង្គង់ និងស្រដៀងគ្នា

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលស្បែកជើងធ្វើពីវាយនភណ្ឌ ដោយគ្មានប្រើបាត (មើល ១៤១៣)
- កម្មន្តសាលផ្នែកឈើនៃស្បែកជើង (កែងស្បែកជើង និងចុងស្បែកជើង) (មើល ១៦២៩)
- កម្មន្តសាលស្បែកជើងកៅស៊ូកែង និងកែងស្បែកជើង និងបាតស្បែកជើង និងផ្នែកកៅស៊ូនៃស្បែកជើង (មើល ២២១៩)
- កម្មន្តសាលស្បែកជើងស្ពឺ (មើល ៣២៣០)
- កម្មន្តសាលស្បែកជើងពេទ្យសម្រាប់សម្រួលប្រព័ន្ធផ្លូវដង្ហើម (មើល ៣២៥០)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១៦ ៖ កម្មន្តសាលនៃឈើ និងផលិតផលពីឈើនិងឈើស្មៅលើក លែងតែគ្រឿងសង្ហារឹម, កម្មន្តសាលរបស់ របរពីចំបើង និងវត្ថុធាតុក្រុង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១៦១			ការអារឈើនិងការឈូសឈើ
	១៦១០	១៦១០០	ការអារឈើនិងការឈូសឈើ

ថ្នាក់នេះរាប់បញ្ចូល៖

- ការអារឈើ ការឈូស និងកែច្នៃពីឈើហ៊ុបទៅជាឈើអារ និងមានរូបរាង
- ការច្រៀក ការបកសម្បក ឬចិញ្ច្រាំឈើហ៊ុប
- កម្មន្តសាលឈើកំណល់ផ្លូវថតឡើង
- កម្មន្តសាល ឈើកម្រាលដែលមិនទាន់ដំឡើង
- កម្មន្តសាលសរសៃឈើ ម្សៅឈើ ដុំចម្រៀកឈើ និងកម្ទេច
- ឈើល្អិតៗ

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- ការសម្លុតឈើ
- ការត្រាំ ឬប្រព្រឹត្តិកម្មឈើជាមួយគីមីសម្រាប់ថែរក្សា ឬជាមួយវត្ថុធាតុដទៃទៀត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការកាប់ឈើហ៊ុប និងផលិតកម្មឈើដុលមិនទាន់កែច្នៃ (មើល ០២២០)
- កម្មន្តសាល បន្ទះឈើស្តើងសម្រាប់ធ្វើជាក្តារបន្ទះ ក្តារ និងក្តារសម្រាប់បិត (មើល ១៦២១)
- កម្មន្តសាល គ្រឿងឈើ ក្តារឈើប្រក ឈើស៊ុម ឈើមានក្បាច់លម្អ (មើល ១៦២២)។

១៦២ កម្មន្តសាលផលិតផលឈើ ឈើស្មៅ ចំបើង និងវត្ថុធាតុក្រុង

១៦២១	១៦២១០	កម្មន្តសាលចំនៀរឈើនិងបន្ទះឈើស្តើង
------	-------	----------------------------------

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលបន្ទះចំនៀរឈើស្តើងសម្រាប់ធ្វើជាក្តារបន្ទះ ឬក្នុងគោលបំណងដទៃទៀត៖ ធ្វើឲ្យរលោង ដាក់ពណ៌ ពាសត្រាំ ធ្វើឲ្យរឹង (ដោយមានក្រដាស ឬក្រណាត់ ពីក្រោយ), ធ្វើជាទម្រង់ក្បាច់
- កម្មន្តសាលក្តារបន្ទះ បន្ទះចំនៀរឈើស្តើងសម្រាប់បិត និងក្តារឬផ្ទាំងឈើបិតជាស្រទាប់ ស្រដៀងគ្នា
- កម្មន្តសាលក្តារពីកម្ទេចឈើល្អិត និងក្តារពីសរសៃឈើ
- កម្មន្តសាលឈើរឹងបានពីការសង្កត់កម្ទេចឈើ
- កម្មន្តសាល ឈើស្រទាប់បិតការឈើពីស្រទាប់ចំនៀរឈើស្តើង។

- ១៦២២ កម្មន្តសាលាលើសម្រាប់សាងសង់ និងលើដំណាប់ភ្ជាប់
- ១៦២២១ កម្មន្តសាលា ទ្វារបង្អួច គម្របនិងគ្រោង
- ១៦២២២ កម្មន្តសាលាការលើសម្រាប់ធ្វើផ្ទៃក្រាល
- ១៦២២៩ កម្មន្តសាលាលើសំណង់ និងលើដំណ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាទំនិញពីលើទុកប្រើប្រាស់ជាមូលដ្ឋាននៅក្នុងឧស្សាហកម្ម ៖
 - ផ្ទឹម ផ្ទោង គ្រឿងដំបូល
 - គ្រឿងលើដំបូលផ្គុំដំឡើងរួច ដែលភ្ជាប់តាមរបៀបបិទការ ឬភ្ជាប់ដោយលោហធាតុ
 - ទ្វារ បង្អួច ស្លាបព្រិល និងស៊ីមដែលមាន ឬគ្មានគ្រឿងដែកភ្ជាប់ ដូចជា គ្រចៀកទ្វារ សោទ្វារ ។ល។
 - ជណ្តើរ បង្កាន់ដៃ
 - លើស៊ីម លើមានក្បាច់ ក្បឿងលើ ក្តារលើប្រក
 - ការលើក្រាល បន្ទះលើក្រាល ។ល។ ដែលផ្គុំជាផ្ទាំង
- កម្មន្តសាលា គ្រោងអាគារដែលរៀបចំទុកសាងសង់ ឬផ្នែករបស់វា ដែលធ្វើពីលើភាគច្រើន
- កម្មន្តសាលាផ្ទះចល័ត
- កម្មន្តសាលាផ្ទាំងលើសម្រាប់ខណ្ឌចែកបន្ទប់ (លើកលែងផ្ទាំងដែលអាចឈរដោយខ្លួនឯងបាន)

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលាក្តារកម្រាលមិនទាន់ផ្គុំ (មើល ១៦១០)
- កម្មន្តសាលាទូដាក់ឥដ្ឋផ្ទះបាយ ទូសៀវភៅ ទូល្អរខោអាវ ។ល។ (មើល ៣១០០)
- កម្មន្តសាលាផ្ទាំងលើខណ្ឌចែកបន្ទប់ ដាក់បញ្ឈរចោលខ្លួនឯងបាន (មើល ៣១០០)

១៦២៣ ១៦២៣០ កម្មន្តសាលាធុងលើ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាកេសដាក់ឥដ្ឋ ប្រអប់ ឡាំង ធុង និងប្រដាប់ដាក់ឥដ្ឋធ្វើពីលើដទៃទៀត
- កម្មន្តសាលា ប៉ាឡែត ឡាំងមានជើងប៉ាឡែតស្រាប់ និងឡាំងផ្ទុកឥដ្ឋដទៃទៀត
- កម្មន្តសាលាធុងបារ៉ែល ធុងលើធំៗ បំពង់វែង និងផលិតផលធុងលើដទៃទៀត
- កម្មន្តសាលា រ៉ូឡើលើសម្រាប់មូរខ្សែកាប

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលារ៉ាលីស (មើល ១៥១២)
- កម្មន្តសាលាកេសដែលធ្វើពីវត្ថុធាតុក្រែង (មើល ១៦២៩)។

១៦២៩ ១៦២៩០ កម្មន្តសាលាផលិតផលឈើផ្សេងទៀតកម្មន្តសាលារបស់របរធ្វើពីឈើស្មៅ
ចំបើងនិងវត្ថុធាតុក្រាង

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាផលិតផលធ្វើពីឈើផ្សេងៗ៖
 - ឈើធ្វើដង និងគូសម្រាប់ឧបករណ៍ផ្សេងៗ អំបោស ជក់
 - ស្បែកជើងឈើកវែង ឬផ្នែកឈើនៃស្បែកជើង(កែងស្បែកជើង)
 - ទំពក់ព្យួរសម្លៀកបំពាក់ពីឈើ
 - ឈើស៊ឹមកញ្ជក់ និងស៊ឹមរូបភាព
 - ឈើស៊ឹម សម្រាប់ផ្ទាំងគំនូររបស់ជាងគំនូរ
 - គ្រឿងប្រដាប់ប្រើក្នុងផ្ទះ និងផ្ទះបាយពីឈើ
 - រូបចម្លាក់ និងគ្រឿងតុបតែងពីឈើ ផ្ទាំងលម្អពីឈើ
 - ប្រអប់ឈើដាក់គ្រឿងអល្លង្ការ គ្រឿងកាំបិតឈើ និងប្រភេទស្រដៀងគ្នា
 - ត្រសាល់ ហុង ខ្នារអំបោះ ស្នួលរុំចេស និងប្រភេទស្រដៀងគ្នា ដែលធ្វើពីឈើ
 - ដងឆ័ត្រ ឈើច្រត់ និងប្រភេទស្រដៀងគ្នា
 - ដុំឈើសម្រាប់កម្មន្តសាលាខ្សៀបារី
 - របស់ធ្វើពីឈើដទៃទៀត
- ការកែច្នៃឈើស្មៅធម្មជាតិ កម្មន្តសាលាពំនូតដុំឈើស្មៅ
- កម្មន្តសាលា របស់របរពីស្មៅធម្មជាតិ ឬពំនូតស្មៅ រួមមានកម្រាលស្មៅ
- កម្មន្តសាលាវត្ថុធាតុក្រាង ឬចាក់៖ កន្ទេល កម្រាល កញ្ជ្រែងវែង កេស ។ល។
- កម្មន្តសាលា ធ្វើកន្ត្រក និងធ្វើកញ្ជ្រែង
- កម្មន្តសាលា ដុំឈើសម្រាប់ដុត ធ្វើពីពំនូតឈើ (អាចម៍រណារ) ឬពីវត្ថុធាតុដុំនូស ដូចជា ដើមកាហ្វេ ឬសណ្តែក

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលាកន្ទេល ឬកម្រាល ធ្វើពីវត្ថុធាតុវាយនភណ្ឌ (មើល ១៣៩២)
- កម្មន្តសាលារ៉ាលីស (មើល ១៥១២)
- កម្មន្តសាលាស្បែកជើងឈើ (មើល ១៥២០)
- កម្មន្តសាលាឈើគូស (មើល ២០២៩)
- កម្មន្តសាលាទូនាឡិកា (មើល ២៦៥២)
- កម្មន្តសាលាត្រសាល់ ឬខ្នារអំបោះ ដែលជាផ្នែកមួយសម្រាប់ម៉ាស៊ីនតម្បាញ (មើល ២៨២៦)
- កម្មន្តសាលាគ្រឿងសង្ហារឹម (មើល ៣១០០)
- កម្មន្តសាលាប្រដាប់ក្មេងលេងពីឈើ (មើល ៣២៤០)
- កម្មន្តសាលាពោងការពារជីវិតពីឈើស្មៅ (មើល ៣២៩០)
- កម្មន្តសាលាជក់ និងអំបោស (មើល ៣២៩០)
- កម្មន្តសាលាមឈូស (មើល ៣២៩០)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១៧ ៖ កម្មន្តសាលក្រដាសនិងផលិតផលក្រដាស

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១៧០			ការផលិតក្រដាសនិងផលិតផលពីក្រដាស
	១៧០១		កម្មន្តសាលម្សៅក្រដាសក្រដាសនិងក្រដាសកាតុង
		១៧០១១	កម្មន្តសាលកេសក្រដាស
		១៧០១២	កម្មន្តសាលក្រដាសសរសេរ
		១៧០១៩	កម្មន្តសាលក្រដាសនិងផលិតផលក្រដាសដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលម្សៅក្រដាស ប្រភេទដែលត្រូវបានលាយឲ្យស លាយឲ្យសពាក់កណ្តាល ឬមិនបានលាយឲ្យស ដោយប្រើវិធីលាយតាមបែបមេកានិក បែបគីមី (រលាយឬមិនរលាយក្នុងទឹក) ឬបែបពាក់កណ្តាលគីមី
- កម្មន្តសាលម្សៅក្រដាសពីកម្ទេចសំឡី
- ការយកជាតិពណ៌ចេញនៅក្នុងកម្មន្តសាលម្សៅក្រដាស ពីក្រដាសប្រើរួច
- កម្មន្តសាលក្រដាស និងក្រដាសកាតុង ដើម្បីប្រើប្រាស់ក្នុងដំណើរការឧស្សាហកម្មបន្តទៀត

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖

- ការកែច្នៃបន្តក្រដាស និងក្រដាសកាតុង៖
 - ការពាស ការស្រោប និងការជ្រលក់ក្រដាស និងក្រដាសកាតុង
 - កម្មន្តសាលក្រដាសក្តី និងក្រដាសទក់
 - កម្មន្តសាលក្រដាសច្រើនស្រទាប់ និងក្រដាសសម្រាប់ខ្ទប់ម្ហូបអាហារ ទោះជាក្រដាស ឬក្រដាសកាតុងក៏ដោយ
- កម្មន្តសាលក្រដាសធ្វើដោយដៃ
- កម្មន្តសាលក្រដាសកាសែត និងក្រដាសសម្រាប់បោះពុម្ព ឬក្រដាសសម្រាប់សរសេរដទៃទៀត
- កម្មន្តសាលក្រដាសសែលុយឡូ និងក្រដាសក្រឡាពីសរសៃក្រដាស
- កម្មន្តសាលក្រដាសផ្កាម ឬក្រដាសស្តង់ស៊ីលដារម្លូ ឬផ្ទាំងធំ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលក្រដាសទឹករលក និងក្រដាសកាតុង (មើល ១៧០២)
- កម្មន្តសាលរបស់ពីក្រដាស ក្រដាសកាតុង ឬម្សៅក្រដាស សម្រាប់កែច្នៃបន្តទៀត (មើល ១៧០៩)
- កម្មន្តសាលក្រដាសដែលពាស ឬជ្រលក់ ហើយការពាស ឬជ្រលក់នេះ គឺជាធាតុផ្សំដ៏សំខាន់ មើលថ្នាក់ដែលកម្មន្តសាលដែលមានការលាបពណ៌ ឬការជ្រលក់ត្រូវបានចាត់ថ្នាក់
- កម្មន្តសាលក្រដាសខាត់ (មើល ២៣៩៩)។

១៧០២ ១៧០២០ កម្មន្តសាលក្រដាសទឹករលក ក្រដាសកាតុង និងប្រអប់ធ្វើពីក្រដាស និងពី
ក្រដាសកាតុង

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលក្រដាសទឹករលក និង ក្រដាសកាតុង
- កម្មន្តសាលប្រអប់ពីក្រដាសកាតុងបត់
- កម្មន្តសាលប្រអប់ពីក្រដាសរឹង
- កម្មន្តសាលប្រអប់ផ្សេងទៀត ពីក្រដាស ឬពីក្រដាសកាតុង
- កម្មន្តសាលការ៉ុង និងស្បៀងយូរពីក្រដាស
- កម្មន្តសាលសីមីងកសារ និងរបស់របរស្រដៀងគ្នា

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលស្រោមសំបុត្រ (មើល ១៧០៩)
- កម្មន្តសាលរបស់របរដោយការចាក់ពុម្ព ឬសង្កត់ម្សៅក្រដាស (ដូចជា ប្រអប់ខ្ទប់ស៊ុត បានធ្វើពីម្សៅក្រដាសចាក់ពុម្ព) (មើល ១៧០៩)។

១៧០៩ ១៧០៩០ កម្មន្តសាលរបស់របរផ្សេងទៀតធ្វើពីក្រដាស និងពីក្រដាសកាតុង

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលក្រដាសអនាម័យប្រើប្រាស់ក្នុងផ្ទះ និងប្រើប្រាស់ផ្ទាល់ខ្លួន និងផលិតផលធ្វើពីក្រដាសទន់ស្តើង៖
 - ក្រដាសជូតសម្អាត
 - ក្រដាសកន្សែងដៃក្រដាសកន្សែងធំ ក្រដាសកន្សែងទ្រាប់ការពារប្រឡាក់ពេលបរិភោគ
 - ក្រដាសអនាម័យក្នុងបន្ទប់ទឹក
 - ក្រដាសកន្សែងអនាម័យ និងក្រដាសជក់ទឹក ក្រដាសកន្សែងទ្រាប់ក្រដាសកន្សែងក្រដាសសម្រាប់ទារក
 - ពែង ចាន និងថាស ពីក្រដាស
- កម្មន្តសាលផ្ទាំងក្រដាសពីសំឡឹកប្បាស និងប្រភេទរបស់របរធ្វើពីសំឡឹកប្បាសដូចជា៖ សំឡឹកអនាម័យសម្រាប់នារី ក្រដាសសំឡឹកសម្រាប់បិទរបូស ។ល។
- កម្មន្តសាលក្រដាសសម្រាប់ប្រើក្នុងការបោះពុម្ព និងសរសេរ
- កម្មន្តសាលក្រដាសសម្រាប់បោះប្រើក្នុងការព្រីនដោយកុំព្យូទ័រ
- កម្មន្តសាលក្រដាសសម្រាប់ប្រើក្នុងការសរសេរ ហើយផ្កាមដោយខ្លួនឯង
- កម្មន្តសាលក្រដាស សម្រាប់ប្រើក្នុងស្តង់ស៊ីល និងផ្កាម
- កម្មន្តសាលក្រដាសដែលស្អិតស្រេច
- កម្មន្តសាលស្រោមសំបុត្រ និងក្រដាសសរសេរជាស្រោមសំបុត្រ

- កម្មន្តសាលសៀវភៅចុះឈ្មោះ សៀវភៅគណនេយ្យ ក្រណា សៀវភៅអាល់ប៊ុម និងស្រដៀងគ្នាសម្រាប់ប្រើក្នុងវិស័យអប់រំ និងជំនួញ
- កម្មន្តសាលប្រអប់ ថង់ កាបូបដៃ និងសៀវភៅដៃ ដែលមានផ្ទុកសម្ភារៈកត់ត្រា
- កម្មន្តសាលក្រដាសបិទជញ្ជាំង និងរបស់របរស្រដៀងគ្នា សម្រាប់បិទលើជញ្ជាំង រួមទាំង មានពាសប្លាស្ទិកពីលើ និងក្រដាសបិទជញ្ជាំងពីវាយនភណ្ឌ
- កម្មន្តសាលស្លាកពាណិជ្ជសញ្ញា
- កម្មន្តសាលក្រដាស និងពីក្រដាសកាតុង
- កម្មន្តសាលត្រសាល់ រមូរ ហុង ។ល។ ធ្វើពីក្រដាស និងពីក្រដាសកាតុង
- កម្មន្តសាលថាសដាក់ស៊ុត និងសម្រាប់ដេចខ្ទប់ដទៃទៀតពីការចាក់ពុម្ពម្សៅ ក្រដាស ។ល។
- កម្មន្តសាលក្រដាសរូបរាងប្លែកៗសម្រាប់លេង ឬតុបតែង

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលក្រដាស ឬក្រដាសកាតុងទំហំធំ (មើល ១៧០១)
- ការបោះពុម្ពលើផលិតផលក្រដាស (មើល ១៨១១)
- កម្មន្តសាលសន្លឹកបៀវ (មើល ៣២៤០)
- កម្មន្តសាលប្រដាប់ក្មេងលេងនិងតុក្កតា ធ្វើពីក្រដាសឬពីក្រដាសកាតុង (មើល ៣២៤០)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១៨ ៖ ការបោះពុម្ពនិងការផលិតសារឡើងវិញ នូវឯកសារដែលបានថតចម្លងទុក

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១៨១			ការបោះពុម្ព និងសេវាកម្មទាក់ទងនឹងការបោះពុម្ព នូវឯកសារដែលបានថតចម្លងទុក
	១៨១១	១៨១១០	ការបោះពុម្ព

ថ្នាក់នេះរាប់បញ្ចូល៖

- ការបោះពុម្ពលើកាសែត ទស្សនាវដ្តី និងព្រឹត្តិបត្រដទៃទៀត សៀវភៅ និង ខិត្តបណ្ណ ចម្រៀង និងអត្ថបទចម្រៀង ផែនទី សៀវភៅផែនទី បដា សៀវភៅកាតាឡកពាណិជ្ជកម្ម សៀវភៅណែនាំ និងការផ្សព្វផ្សាយដោយបោះពុម្ពដទៃទៀត តែមប្រៃសណីយ៍ តែមបង់ពន្ធ ឯកសារកម្មសិទ្ធិ មូលប្បទានបត្រ និងក្រដាសប្រាក់ ដទៃ សៀវភៅកំណត់ហេតុ ប្រក្រតិទិន ទម្រង់បែបបទអាជីវកម្ម និងសម្ភារៈបោះពុម្ពក្នុងគោលបំណងធ្វើពាណិជ្ជកម្ម សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងសម្ភារៈបោះពុម្ពដទៃ ដោយការបោះពុម្ពជាអក្សរដោយមានតុល្យភាព និងបោះពុម្ពជាប្រភេទដែលអាចបត់បែនបាន និងការបោះពុម្ពដទៃទៀត ម៉ាស៊ីនថតចម្លង ម៉ាស៊ីនបោះពុម្ពរបស់កុំព្យូទ័រ បោះពុម្ពឲ្យចេញអក្សរត្រើម ។ល។ រួមទាំង ការបោះពុម្ពបែបល្បឿនផងដែរ
- ការបោះពុម្ពដោយផ្ទាល់ទៅលើវាយនភណ្ឌ ប្លាស្ទិក កែវ លោហៈ ឈើ និងសេរ៉ាមិក (លើកលែងតែការបោះពុម្ពស្បែកលើវាយនភណ្ឌ និងសម្លៀកបំពាក់)

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការបោះពុម្ព នៅលើវាយនភណ្ឌ និងសម្លៀកបំពាក់ (មើល ១៣១៣)
- កម្មន្តសាលវត្ថុធ្វើពីក្រដាស ដូចជា សំណុំសៀវភៅ (មើល ១៧០៩)
- ការបោះពុម្ពផ្សាយនូវសម្ភារៈដែលបានបោះពុម្ព (មើលក្រុម ៥៨១)
- ការថតចម្លងឯកសារ (មើល ៨២១៩)។

១៨១២ ១៨១២០ សេវាកម្មទាក់ទងនឹងការបោះពុម្ព

ថ្នាក់នេះរាប់បញ្ចូល៖

- ការផ្តិតផ្តាសនៃសន្លឹកក្រដាសដែលបានបោះពុម្ព ដូចជា ការធ្វើជាសៀវភៅ ខិត្តបណ្ណ ទស្សនាវដ្តី កាតាឡក ។ល។ តាមរយៈការបត់ ផ្តិតផ្តា ដេរ បិទការ ដាក់ផ្តិតតាមលំដាប់ ដេរដាន បិទដោយប្រើការស្អិត តុបតែង បោះពុម្ពអក្សរពណ៌មាស
- ការរៀបអក្សរបោះពុម្ព តម្រៀបតួអក្សរ តម្រៀបរូបភាព បញ្ចូលទិន្នន័យមុនពេលបោះពុម្ព រួមមាន ស្តែន និងការចាំតួអក្សរដោយប្រើពន្លឺអេឡិចត្រូនិចបន្ថែម
- សកម្មភាពបង្កើតបន្ទះថតរូប រួមទាំង ការរៀបចំរូបភាព និងការរៀបចំបន្ទះថតរូប (សម្រាប់ដំណើរការបោះពុម្ពដោយតួអក្សរ និងការបោះពុម្ពដោយមានតុល្យភាព)
- ការឆ្លាក់ ឬផ្តិតរូបពីចម្លាក់ពីផ្ទាំងរូបភាពធំៗ

- ការកែច្នៃបាន ធ្វើដោយផ្ទាល់មកលើបាន (រួមទាំង បានដែលឆាប់ទទួលរងពន្ធដែល)
- ការរៀបចំបាន និងពុម្ពសម្រាប់ការវាយត្រា និងបោះពុម្ព
- ផលិតកម្មនៃសំណៅឯកសារ
- សកម្មភាពបែបសិល្បៈ រួមទាំងការរៀបចំថ្មសម្រាប់ឆ្លាក់ និងដុំឈើដែលត្រៀមរួចជាស្រេច
- ផលិតកម្មផលិតផលវិប្រក្រាហ្វិច
- ការរចនាផលិតផលបោះពុម្ព ដូចជា គូរវាសព្រាង គំនូរព្រាង សំណាក ។ល។
- សកម្មភាពក្រាហ្វិកដទៃទៀត ដូចជា ពុម្ពលិច ពុម្ពតែម អក្សរប្រែល ថតចម្លង ចោះខ្នង ធ្វើឲ្យអក្សរគ្រើម ការធ្វើឲ្យរលោង និងស្រោប ការតម្រៀបពុម្ពអក្សរ និងធ្វើឲ្យមានគន្លាក់ ធ្វើឲ្យមានស្នាម។

១៨២ ការផលិតសារឡើងវិញ នូវសារឯកសារដែលបានថតចម្លងទុក

១៨២០ ១៨២០០ ការផលិតសារឡើងវិញ នូវសារឯកសារដែលបានចម្លងទុក

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាចេញពីច្បាប់ចម្លងដើមនៃថាសសំឡេង ឌីស និងកាស៊ីយ៉េតជាចម្រៀង ឬការថតចម្លងសំឡេងផ្សេងទៀតសារឡើងវិញ
- កម្មន្តសាលាចេញពីច្បាប់ចម្លងដើមនៃឯកសារ ឌីស និងកាស៊ីយ៉េតដែលមានរូបដែលមានចលនា និងការថតវីដេអូដទៃទៀតសារឡើងវិញ
- កម្មន្តសាលាចេញពីច្បាប់ចម្លងដើមនៃសៀវភៅ និងទិន្នន័យនៅលើ
- ឌីស និងកាស៊ីយ៉េតសារឡើងវិញ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលាសម្ភារៈដែលបានបោះពុម្ពសារឡើងវិញ (មើល ១៨១១)
- ការបោះពុម្ពផ្សាយនូវកម្មវិធីកុំព្យូទ័រ(សូហ្វវែរ) (មើល ៥៨២០)
- ផលិតកម្ម និងការចែកចាយនូវរូបភាពដែលមានចលនា កាស៊ីយ៉េតវីដេអូ និងខ្សែភាពយន្តនៅលើ ឌីវីឌី ឬប្រព័ន្ធផ្សព្វផ្សាយស្រដៀងគ្នា (មើល ៥៩១១, ៥៩១២, ៥៩១៣)
- កម្មន្តសាលាសារឡើងវិញ នូវខ្សែភាពយន្តរូបភាពដែលមានចលនា សម្រាប់ការចែកចាយតាមរោងកុន (មើល ៥៩១២)
- កម្មន្តសាលាចេញពីច្បាប់ចម្លងដើមនៃឯកសារ ឬសម្ភារៈជាសំឡេង (មើល ៥៩២០)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ១៩ ៖ កម្មន្តសាលផលិតផលកាក់និងផលិតផលកាក់សំណល់ប្រេងកាតនៅចម្រាញ់រួច

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
១៩១			កម្មន្តសាលផលិតផលឡធុងភក់
	១៩១០	១៩១០០	កម្មន្តសាលផលិតផលឡដុតធុងភក់

ថ្នាក់នេះរាប់បញ្ចូល៖

- ប្រតិបត្តិការឡធុងភក់
- ផលិតកម្មធុងភក់ និងពាក់កណ្តាលធុងភក់
- ផលិតកម្មជ័រធុង និងធុងភក់ស្អិត
- ផលិតកម្មឧស្ម័នពីឡធុងភក់
- ផលិតកម្មដីធុងថ្ម និងជ័រធុងលីញិត
- ការពូតដុំធុងភក់។

១៩២ កម្មន្តសាលផលិតផលកាក់សំណល់ប្រេងកាតនៅចម្រាញ់រួច

១៩២១	១៩២១០		កម្មន្តសាលផលិតផលកាក់សំណល់ប្រេងកាតនៅចម្រាញ់រួច
------	-------	--	---

ថ្នាក់នេះរាប់បញ្ចូល៖

- ផលិតកម្មប្រេងឥន្ធនៈសម្រាប់យានយន្ត៖ សាំង ប្រេងកាត ។ល។
- ផលិតកម្មប្រេងឥន្ធនៈឯទៀត៖ ប្រេងប្រភេទធ្ងន់ មធ្យម និងស្រាល, ឧស្ម័នបានពីការចម្រាញ់ ដូចជា អេតាន ប្រូប៉ាន ប៊ុយតាន ។ល។
- កម្មន្តសាលប្រេងរំអិលពី វត្ថុធាតុដែលមានប្រេងឬខ្លាញ់គោ និងកាកសំណល់ប្រេង។

១៩២៩	១៩២៩០		កម្មន្តសាលផលិតផលប្រេងកាតផ្សេងទៀត
------	-------	--	----------------------------------

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលផលិតផល សម្រាប់ឧស្សាហកម្មគីមីប្រេង និងសម្រាប់កម្មន្តសាលចាក់ក្រាលថ្នល់
- កម្មន្តសាលផលិតផលផ្សេងៗ៖ ប្រេងស្តីរីតស ប្រេងវ៉ាស៊ីលីន ក្រមួនប៉ារ៉ាហ្វីន ចាហ្វូយ ប្រេងកាត ។ល។
- កម្មន្តសាលដុំធុងថ្មរឹង និងដុំធុងថ្មលីញិតសម្រាប់ដុត
- កម្មន្តសាលប្រេងកាតដុំ
- ការលាយប្រេងដីឥន្ធនៈ៖ ការលាយអាកុលជាមួយប្រេងកាត (ហ្គាសូហ្វូល)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២០ ៖ កម្មន្តសាលគីមី និងផលិតផលគីមី

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២០១			កម្មន្តសាលគីមីមូលដ្ឋានជីនិងសមាសធាតុនីត្រូហ្សែន ញាស្ទិកនិងសារធាតុសំយោគ និងក្នុងទម្រង់បឋម
	២០១១		កម្មន្តសាលគីមីមូលដ្ឋាន
		២០១១១	កម្មន្តសាលអុកស៊ីសែននិងអ៊ីដ្រូហ្សែន អាសេទីឡែន
		២០១១៩	កម្មន្តសាល គីមីមូលដ្ឋានដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល កម្មន្តសាលគីមីដោយប្រើប្រាស់ការកែច្នៃជាមូលដ្ឋាន ដូចជាការបំបែកដោយកម្ដៅ និងការបិត។ លទ្ធផលដែលសម្រេចបានពីការកែច្នៃទាំងអស់នេះ ជាធម្មតាគឺការញែកធាតុគីមី ឬការញែកសមាសធាតុដែលកំណត់តាមវិធីគីមី។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឧស្ម័នរាវ ឬឧស្ម័នមិនមែនសរីរាង្គដែលបណ្តែន សម្រាប់ឧស្សាហកម្ម ឬវេជ្ជសាស្ត្រ៖
 - ឧស្ម័នធាតុដើម
 - ខ្យល់រាវ ឬខ្យល់បណ្តែន
 - ឧស្ម័នធ្វើឲ្យត្រជាក់
 - ល្បាយឧស្ម័នឧស្សាហកម្ម
 - ឧស្ម័នដែលគ្មានប្រតិកម្មគីមី ដូចជា កាបោនឌីអុកស៊ីត
 - ឧស្ម័នដែលបំបែកចេញពីគេ
- កម្មន្តសាល លីក្តូជ្រលក់ពណ៌ និងជាតិពណ៌ ពីប្រភពណាក៏ដោយក្នុងទម្រង់មូលដ្ឋាន ឬទម្រង់បង្ហាប់
- កម្មន្តសាលធាតុគីមី
- កម្មន្តសាលអាស៊ីដមិនមែនសរីរាង្គ លើកលែងអាស៊ីដនីទ្រីច
- កម្មន្តសាលអាល់កាលីស ទឹកក្បួង និងបាសមិនមែនសរីរាង្គដើមដទៃទៀតលើកលែងតែអាម៉ូញាក់
- កម្មន្តសាលសមាសធាតុមិនមែនសរីរាង្គដទៃទៀត

- កម្មន្តសាលគីមីសរីរាង្គមូលដ្ឋាន៖
 - អាស៊ីត្រីក អ៊ីដ្រូកាបោនទាំងឆ្នែត និងមិនឆ្នែត
 - ស៊ីត្រីក អ៊ីដ្រូកាបោន ទាំងឆ្នែត និងមិនឆ្នែត
 - អាស៊ីដម៉ូណូ និងប៊ូលីកាបូស៊ីលិក រាប់បញ្ចូល អាស៊ីដអាសេទិច
 - សមាសធាតុដែលមានមុខងារអុកស៊ីហ្សែន ដទៃទៀតរាប់បញ្ចូល អាល់ដេហ្វីដ(aldehydes) កេតូន(ketones) គីណូន(quinones) និងការលាយគ្នា ឬសមាសធាតុប៊ូលីអុកស៊ីហ្សែន
 - គ្លីសេរ៉ុលសំយោគ
 - សមាសធាតុសរីរាង្គមុខងារជានីត្រូហ្សែន រាប់បញ្ចូល អាមីនេ
 - ការធ្វើឲ្យឡើងមេនៃស្ករអំពៅ ពោត ឬស្រដៀងគ្នាដើម្បីផលិតអាត្មុល និងអេស្វែរ
 - សមាសធាតុសរីរាង្គផ្សេងទៀត រាប់បញ្ចូល ផលិតផលពីការបំបែកឈើ (ឧ. ធ្យូង) ។ល។
- កម្មន្តសាលទឹកបិត
- កម្មន្តសាលផលិតផលក្លិនក្រអូបសំយោគ
- ការដុតដែកពីរីត (iron pyrites)

ថ្នាក់នេះរាប់បញ្ចូលនូវ៖

- កម្មន្តសាលផលិតផលប្រើប្រាស់ ដូចជាប្រភេទភ្នាក់ងារបំភ្លឺហ្គាយអិរវ៉េសង់ (fluorescent) ឬលុយមីណូហ្វូរ(luminophores)
- ការចម្រាញ់វីអ៊ុយរ៉ានីញ៉ូម និងវីធីញ៉ូម និងផលិតកម្មធាតុឥន្ធនៈសម្រាប់វ៉ែអាក់ទ័រនុយក្លេអ៊ែរ។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការចម្រាញ់យកសារធាតុមេតាន អេតាន ប៊ុយតាន និងប្រូប៉ាន (មើល ០៦២០)
- កម្មន្តសាល ឧស្ម័នឥន្ធនៈ ដូចជា អេតាន ប៊ុយតាន ឬប្រូប៉ាន ក្នុងការចម្រាញ់ប្រេងកាត (មើល ១៩២១)
- កម្មន្តសាល ជីនីត្រូហ្សែន និងសមាសធាតុនីត្រូហ្សែន (មើល ២០១២)
- កម្មន្តសាលអាម៉ូញាក់ (មើល ២០១២)
- កម្មន្តសាល អាម៉ូនីញ៉ូមក្លរិច (មើល ២០១២)
- កម្មន្តសាលនីទ្រិច និងប៊ូតាស្យូមនីត្រាត(មើល ២០១២)
- កម្មន្តសាល អាម៉ូនីញ៉ូមកាបូណាត(មើល ២០១២)
- កម្មន្តសាល ប្លាស្ទិកក្នុងទម្រង់បឋម(មើល ២០១៣)
- កម្មន្តសាល កៅស៊ូសំយោគទម្រង់បឋម (មើល ២០១៣)
- កម្មន្តសាល លក្ខជ្រលក់ពណ៌ និងជាតិពណ៌រៀបចំរួច (មើល ២០២២)
- កម្មន្តសាល គ្លីសេរ៉ុលនៅ(មើល ២០២៣)
- កម្មន្តសាល ប្រេងក្រអូបធម្មជាតិ (មើល ២០២៩)
- កម្មន្តសាល ទឹកបិតមានក្លិនក្រអូប (មើល ២០២៩)
- កម្មន្តសាល អាស៊ីដសាលីស៊ីលិក និង អូ-អាសេទីលសាលីស៊ីលិក (O-acetylsalicylic) (មើល ២១០១)។

២០១២ ២០១២០ កម្មន្តសាល ដី និងសមាសធាតុនីត្រូហ្សែន

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលដី៖
 - ដីធ្វើដីនីត្រូហ្សែន ទោល ឬសមាស ពីហ្វូសស្វាត ឬប៉ូតាស
 - អ៊ុយរ៉េ អំបិលរ៉ែហ្វូសស្វាត ឬអំបិលរ៉ែប៉ូតាស្យូមពីធម្មជាតិ
- កម្មន្តសាល ផលិតផលនីត្រូហ្សែនផ្សេងៗ៖
 - អាស៊ីដនីត្រិក និងអាស៊ីដស៊ុលហ្វួរីនីត្រិក អាម៉ូញាក់ អាម៉ូនីញ៉ូម ក្លរិច អាម៉ូញ៉ូមកាបូណាត នីត្រិច និងប៉ូតាស្យូមនីត្រាត ។

ក្រុមនេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាល ដីដាក់ជើងរុក្ខជាតិលាយជាមួយឈើពុក ដែលជាធាតុផ្សំសំខាន់
- កម្មន្តសាល ដីដាក់ជើងរុក្ខជាតិលាយចម្រុះជាមួយដីធម្មជាតិ ខ្សាច់ ដីឥដ្ឋ និងធាតុខនីដ ។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការដឹកយករ៉ែហ្គាណូ (guano) (មើល ០៨៩១)
- កម្មន្តសាល ផលិតផលជាតិគីមីកសិកម្ម ដូចជា ថ្នាំកំចាត់សត្វចង្រៃ (មើល ២០២១)
- ប្រតិបត្តិការធ្វើដីកំប៉ុស (មើល ៣៨២១) ។

២០១៣ ២០១៣០ កម្មន្តសាល ញាស្ទិក និងកៅស៊ូសំយោគក្នុងទម្រង់បឋម

ថ្នាក់នេះរាប់បញ្ចូលនូវកម្មន្តសាលជ័រ វត្ថុធាតុញាស្ទិក និង អេឡាស្ទូមែរទែរមូញាស្ទិកមិនទាន់ចម្អិន ការលាយ និងច្របល់ជ័រតាមតម្រូវការ ក៏ដូចជា កម្មន្តសាលជ័រសំយោគមិនតាមតម្រូវការ។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ញាស្ទិកក្នុងទម្រង់បឋម៖
 - ប៉ូលីមែរ រាប់បញ្ចូល អេទីឡែន ប្រូពីឡែន ស្ទីរ៉ែន វីនីលក្លរិច វីនីលអាសេតាត និងអាគ្រីលីក
 - ប៉ូលីយ៉ាមីត
 - ហ្វូណូលីក និង ជ័រអេប៉ូស៊ីដ និង ប៉ូលីអ៊ុយរ៉េតាន
 - អាល់គីត និង ជ័របូលីយេស្ទី និង ប៉ូលីអេទែរ
 - ស៊ីលីកូន
 - ការប្តូរអ៊ុយ៉ុង (ion-exchangers) ផ្អែកលើប៉ូលីមែរ
- កម្មន្តសាល កៅស៊ូសំយោគក្នុងទម្រង់បឋម៖
 - កៅស៊ូសំយោគ
 - ហ្វាក់ទីស (factice សារធាតុធ្វើកៅស៊ូស្ទិក)

- កម្មន្តសាល កៅស៊ូសំយោគ លាយជាមួយកៅស៊ូធម្មជាតិ ឬកៅស៊ូស្អិត (ឧ. បាឡាតា (Balata))

ថ្នាក់នេះរាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាល សែលុយឡូស និងធាតុគីមីក្លាយរបស់វា

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល សរសៃសិប្បនិម្មិត ឬសរសៃសំយោគ សរសៃរន្ធកាត និងអំបោះ (មើល ២០៣០)
- កម្រិតកំទីនៃផលិតផលក្លាស្ទិក (មើល ៣៨៣០)។

២០២

កម្មន្តសាល ផលិតផលគីមីដទៃទៀត

២០២១ ២០២១០ កម្មន្តសាល ថ្នាំកំចាត់សត្វចង្រៃនិង ផលិតផលគីមីកសិកម្មដទៃទៀត

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ថ្នាំកំចាត់សត្វល្អិត ថ្នាំសម្លាប់កណ្តុរ ថ្នាំសម្លាប់ផ្សិត ថ្នាំសម្លាប់ស្មៅ
- កម្មន្តសាល ថ្នាំការពារសត្វស៊ី ថ្នាំសម្រួលការលូតលាស់របស់រុក្ខជាតិ
- កម្មន្តសាល ថ្នាំសម្លាប់មេរោគ (ប្រើក្នុងកសិកម្ម និងផ្សេងទៀត)
- កម្មន្តសាល ផលិតផលគីមីកសិកម្មដទៃដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ដី និងសមាសធាតុនីត្រូហ្សែន (មើល ២០១២)។

២០២២ ២០២២០ កម្មន្តសាលនៃថ្នាំលាបពណ៌ វែរនី (ថ្នាំធ្វើឲ្យរលោង) និងថ្នាំទ្រនាប់ប្រហាក់ប្រហែល ទឹកថ្នាំបោះពុម្ព និងម៉ាស៊ូក

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ថ្នាំលាបពណ៌ និងវែរនី ថ្នាំលាបឲ្យភ្លឺ(enamels) ឬប្រក្សណ៍ខ្នុក (lacquers)
- កម្មន្តសាល ជាតិពណ៌ ឬល័ក្តជ្រលក់រៀបចំរួច សារធាតុធ្វើឲ្យស្រអាប់ និងធ្វើឲ្យមានពណ៌
- កម្មន្តសាល ថ្នាំលាបឲ្យភ្លឺ និងថ្នាំលាបឲ្យរលោង ថ្នាំទ្រនាប់កុល្លាភាជន៍ (engobes)ផលិតផលប្រហាក់ប្រហែល
- កម្មន្តសាល ម៉ាស៊ូក
- កម្មន្តសាល ជ័រលាយសម្រាប់បៀក និងជ័របៀកផ្ទៃលើដែលមិនធន់កម្ដៅ ឬជ័រប្រហាក់ប្រហែល
- កម្មន្តសាល ទឹកសម្រាប់រលាយ ពីសមាសធាតុសរីរាង្គ និង ទឹកលាយថ្នាំលាបពណ៌ឲ្យរាវ(Thinners)

- កម្មន្តសាលា ថ្នាំលាបពណ៌លាយរួច ឬលាងវែរនីចេញ
- កម្មន្តសាលា ទឹកថ្នាំបោះពុម្ព

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលា វត្ថុសម្រាប់ជ្រលក់ពណ៌ និងជាតិពណ៌ (មើល ២០១១)
- កម្មន្តសាលា ទឹកថ្នាំសរសេរ និងសម្រាប់គូរ (មើល ២០២៩)។

២០២៣ ២០២៣០ កម្មន្តសាលា សាប៊ូដុំម្សៅសាប៊ូគ្រឿងសម្អាតនិងប៉ូលា គ្រឿងក្រអូប និង គ្រឿងសម្អាង

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលា ភ្នាក់ងារសរីរាង្គសកម្មលើផ្ទៃ
- កម្មន្តសាលា សាប៊ូដុំ
- កម្មន្តសាលា ក្រដាស ក្រដាសទន់ ក្រដាសទក់ (felt) ។ល។ ដែលពាស ឬ ស្រោបដោយសាប៊ូដុំ ឬម្សៅសាប៊ូ
- កម្មន្តសាលា គ្លីសេរ៉ុលនៅ
- កម្មន្តសាលា គ្រឿងសកម្មលើផ្ទៃ៖
 - ម្សៅលាងសម្អាតជាសណ្ឋានរឹង ឬរាវ និងម្សៅសាប៊ូ
 - សាប៊ូលាងចាន
 - ទឹកបន្លន់សាច់កំណាត់
- កម្មន្តសាលា ផលិតផលសម្អាត និងធ្វើឲ្យភ្លឺរលោង៖
 - គ្រឿងក្រអូប ឬបំបាត់ក្លិនក្នុងបន្ទប់
 - ក្រមួនសិប្បនិម្មិត និងក្រមួនដែលផ្សំរួច
 - ថ្នាំប៉ូលា និងក្រែមសម្រាប់ខាត់ស្បែក
 - ថ្នាំប៉ូលា និងក្រែមសម្រាប់ខាត់ឈើ
 - ថ្នាំប៉ូលារថយន្ត កញ្ចក់ និងលោហធាតុ
 - ម្សៅស្ងួត និងម្សៅខាប់សម្រាប់ខាត់ស្អាត រួមបញ្ចូលទាំង ក្រដាស ក្រដាសទន់ ។ល។ ដែលពាស ឬស្រោបម្សៅទាំងនេះពីលើ
- កម្មន្តសាលា ទឹកអប់ និង គ្រឿងសម្អាង៖
 - ទឹកអប់ និងទឹកអប់ក្លិនស្រាល
 - គ្រឿងសម្អាង និងគ្រឿងតុបតែងកាយ
 - ថ្នាំការពារកម្ដៅថ្ងៃ និងថ្នាំលាបពេលអាំងថ្ងៃ
 - ថ្នាំលាបក្រចកដៃ និង ក្រចកជើង
 - សាប៊ូកក់សក់ ថ្នាំលាបពណ៌សក់ ថ្នាំធ្វើឲ្យសក់រួញ និងសក់ត្រង់
 - ថ្នាំដុសធ្មេញ និង ថ្នាំប្រើប្រាស់ក្នុងការធ្វើអនាម័យមាត់ធ្មេញ រួមទាំង ដាក់ធ្មេញ
 - ថ្នាំកោរពុកមាត់ រាប់បញ្ចូលទាំង ថ្នាំលាបមុន និងក្រោយពេលកោរ
 - ថ្នាំបំបាត់ក្លិន និងអំបិលដុះខ្លួន
 - ថ្នាំជម្រះរោម ឬសក់

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ការញែក ឬសមាសធាតុដែលបានកំណត់ដោយវិធីគីមី (មើល ២០១១)
- កម្មន្តសាល គ្លីសេរ៉ុល ដែលជាសារធាតុសំយោគពីផលិតផលប្រេងឥន្ធនៈ (មើល ២០១១)
- ការចម្រោះ និងចម្រាញ់ប្រេងក្រអូបពីធម្មជាតិ (មើល ២០២៩)។

- ២០២៩ កម្មន្តសាល ផលិតផលគីមីដទៃទៀតដែលពុំបានរាប់បញ្ចូល
- ២០២៩១ កម្មន្តសាល កាំជ្រួច
- ២០២៩៩ កម្មន្តសាល ផលិតផលគីមីដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ម្សៅរំសេវ
- កម្មន្តសាល នៃគ្រឿងផ្ទះ និងគ្រឿងរំសេវ រាប់បញ្ចូល ក៏បង្កះ ឈ្នួនបំផ្ទះ គ្រាប់បែកផ្សែងពណ៌ ។ល។
- កម្មន្តសាល ការហ្សេឡាទីន(gelatine) និងកម្លាយ(derivatives) របស់វាដូចជា៖ ការ បង់ស្អិត រាប់បញ្ចូល ការ និងបង់ស្អិតពីកៅស៊ូជាមូលដ្ឋាន
- កម្មន្តសាល នៃការចម្រាញ់ចេញពីផលិតផលក្លិនក្រអូបធម្មជាតិ
- កម្មន្តសាល ពពួកមានជាតិដំរ
- កម្មន្តសាល ទឹកបិតមានក្លិនក្រអូប
- កម្មន្តសាល ឈ្មាយនៃផលិតផលដែលមានក្លិនក្រអូបសម្រាប់ កម្មន្តសាលទឹកអប់ ឬម្ហូបអាហារ
- កម្មន្តសាល បន្ទះថតរូប ហ្វីល ក្រដាសផ្តិតរូប និងសម្ភារៈសម្រាប់ផ្តិតរូបថត
- កម្មន្តសាល សារធាតុគីមីប្រើក្នុងការផ្តិតរូប
- កម្មន្តសាល សារធាតុគីមីផ្សេងៗទៀត៖
 - ប៉េបតូន (Peptones) កម្លាយប៉េបតូន (Peptone Derivatives) សារធាតុប្រូតេអ៊ីនផ្សេងទៀត និងកម្លាយរបស់វាដែលពុំបានរាប់បញ្ចូល
 - ប្រេងក្រអូប
 - ប្រេង និងខ្លាញ់ដែលផ្លាស់ប្តូរដោយវិធីគីមី
 - វត្ថុធាតុដែលប្រើក្នុងផលិតកម្មសម្រេចចុងក្រោយនៃវាយនភណ្ឌ និងស្បែក
 - ម្សៅ និងម្សៅខាប់ ដែលប្រើសម្រាប់ការផ្សារ ការផ្សារនឹងលោហធាតុ ឬការផ្សារដោយភ្លើងរំលាយ
 - សារធាតុប្រើក្នុងការលត់លោហធាតុ
 - សារធាតុបន្ថែមនៅក្នុងស៊ីម៉ង់ត៍
 - ការបានសកម្ម សារធាតុបន្ថែមក្នុងប្រេងរំអិល សារធាតុជំរុញកៅស៊ូ ដែលផ្សំស្រេច កាតាលីស និងផលិតផលគីមីដទៃទៀត ប្រើក្នុងឧស្សាហកម្ម

- សារធាតុប្រឆាំងនឹងការសឹកចេរិល សារធាតុប្រឆាំងកំណក
- សមាសធាតុប្រើក្នុងការវិភាគរោគសញ្ញា ឬក្នុងមន្ទីរពិសោធន៍

ថ្នាក់នេះរាប់បញ្ចូលនូវ៖

- កម្មន្តសាល ទឹកថ្នាំសរសេរ និងទឹកថ្នាំគំនូរ
- កម្មន្តសាល ឈើគូស

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ផលិតផលកំណត់ដោយវិធីគីមីជាសំណុំ (មើល ២០១១)
- កម្មន្តសាល ទឹកបិត (មើល ២០១១)
- កម្មន្តសាល គ្រឿងក្រអូបសំយោគ (មើល ២០១១)
- កម្មន្តសាល ទឹកថ្នាំបោះពុម្ព (មើល ២០២២)
- កម្មន្តសាល ទឹកអប់ និងគ្រឿងសម្អិតសម្អាង (មើល ២០២៣)
- កម្មន្តសាល ជាតិស្អិតពីមូលដ្ឋានអាស្វាល (Asphalt-based) (មើល ២៣៩៩)។

២០៣

កម្មន្តសាល សរសៃសំយោគ

២០៣០ ២០៣០០ កម្មន្តសាល សរសៃសំយោគ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល សរសៃអំបោះវេញឆ្មារសំយោគ ឬសិប្បនិម្មិត
- កម្មន្តសាល សរសៃសំឡីសំយោគ ឬសិប្បនិម្មិតមិនទាន់ពន្លា សិត ឬកែច្នៃ ផ្សេងទៀតមុនពេលរៃ
- កម្មន្តសាល សរសៃសំឡីសំយោគ ឬសិប្បនិម្មិត រួមទាំងចេស ដែលស្វិតខ្លាំង
- កម្មន្តសាល ចេសទោល ឬបន្ទះខ្សែសំយោគ ឬសិប្បនិម្មិត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការរៃសរសៃសំយោគ ឬសិប្បនិម្មិត (មើល ១៣១១)
- កម្មន្តសាល អំបោះធ្វើពីសរសៃសំឡីសំយោគ ឬសិប្បនិម្មិតមិនទាន់កែច្នៃ (មើល ១៣១១)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២១ ៖ កម្មន្តសាល ឱសថសារធាតុគីមីសម្រាប់ព្យាបាលនិងផលិតផលផ្ទាំធ្វើពីរុក្ខជាតិ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២១០			កម្មន្តសាល ឱសថសារធាតុគីមីសម្រាប់ព្យាបាល និងផលិតផលឱសថធ្វើពីរុក្ខជាតិ
	២១០០	២១០០០	កម្មន្តសាល ឱសថសារធាតុគីមីសម្រាប់ព្យាបាល និងផលិតផលឱសថធ្វើពីរុក្ខជាតិ
			ថ្នាក់នេះរាប់បញ្ចូល៖
			<ul style="list-style-type: none"> ▪ កម្មន្តសាល សារធាតុសកម្មដែលអាចធ្វើជាឱសថបានដើម្បីប្រើឲ្យមានប្រយោជន៍ក្នុងកម្មន្តសាលនៃឱសថ ៖ អង់ទីប្យូទិក វីតាមីនធម្មតាស៊ីស្តូលីក និង អូ-អាសេទីលសាលីស៊ីលីក (O-acetylsalicylic) ។ល។ ▪ ការកែច្នៃឈាម ▪ កម្មន្តសាលនៃការព្យាបាល៖ <ul style="list-style-type: none"> ○ អង់ទីសេរ៉ា(Antisera) និងផ្នែកខ្លះក្នុងឈាម ○ ថ្នាំបង្ការជំងឺ (វ៉ាក់សាំង) ○ ការព្យាបាលចម្រុះ រួមមានទាំង ការព្យាបាលដោយប្រើមេរោគ ▪ កម្មន្តសាល ផលិតផលផ្ទាំពន្យារកំណើតបែបគីមីសម្រាប់ការប្រើប្រាស់ខាងក្រៅ និងឱសថពន្យារកំណើតដោយប្រើអរម៉ូន ▪ កម្មន្តសាល សារធាតុសម្រាប់វិនិច្ឆ័យជំងឺ រាប់បញ្ចូលទាំងការធ្វើតេស្តមើលលទ្ធផលមានផ្ទៃពោះ ▪ កម្មន្តសាល ជាតិវិទ្យុសកម្មក្នុងសារធាតុវិនិច្ឆ័យជំងឺក្នុងរាងកាយ ▪ កម្មន្តសាល ឱសថជីវបច្ចេកវិជ្ជា
			ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖
			<ul style="list-style-type: none"> ▪ កម្មន្តសាល ស្តុរសុទ្ធដែលមានជាតិគីមី ▪ ការកែច្នៃក្រពេញ និងកម្មន្តសាល សារធាតុដែលចម្រាញ់ចេញពីក្រពេញ។ល។ ▪ កម្មន្តសាល សំឡី ស្បែក ស្បែករុំរូស ស៊ីម៉ង់ត៍ សម្រាប់ប្រើក្នុងផ្នែកវិជ្ជាសាស្ត្រ ។ល។ ▪ កម្មន្តសាល នៃការរៀបចំនូវផលិតផលធ្វើពីរុក្ខជាតិ (លម្អិត បែងចែកគុណភាពកិន) សម្រាប់ប្រើប្រាស់ជាឱសថ
			ថ្នាក់នេះមិនរាប់បញ្ចូល៖
			<ul style="list-style-type: none"> ▪ កម្មន្តសាលនៃការត្រាំរុក្ខជាតិ (ដីអង្កាម វើវ៉ែន (vervain) ខាម៉ូម៉ាយ ។ល។) (មើល ១០៧៩) ▪ កម្មន្តសាល សារធាតុសម្រាប់ប៉ះឆ្មេញ និងស៊ីម៉ង់ត៍ប្រើលើបធាតុ (មើល ៣២៥០) ▪ កម្មន្តសាល ស៊ីម៉ង់ត៍ប្រើដើម្បីធ្វើឲ្យឆ្អឹងមានទ្រង់ទ្រាយដើមវិញ (មើល ៣២៥០) ▪ ការលក់ដុំនូវផលិតផលឱសថ (មើល ៤៧២២) ▪ ការស្រាវជ្រាវ និងការវិវឌ្ឍន៍ឱសថ និងឱសថជីវបច្ចេកវិជ្ជា (មើល ៧២១០) ▪ ការវេចខ្ចប់ឱសថ (មើល ៨២៩២)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២២ ៖ កម្មន្តសាល ផលិតផលពីកៅស៊ូនិងញាស្លឹក

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២២១			កម្មន្តសាល ផលិតផលពីកៅស៊ូ
	២២១១	២២១១០	កម្មន្តសាល សំបកកង់ និង ពោះរៀនកង់និងការចាក់ពុម្ពឡើងវិញ និងការធ្វើជាថ្មីនៃកៅស៊ូកង់

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល សំបកកង់សម្រាប់យានជំនិះ បរិក្ខារ ម៉ាស៊ីនចល័ត យន្តហោះ ឧបករណ៍ក្មេងលេង គ្រឿងសង្ហារឹម និងសម្រាប់ការប្រើប្រាស់ផ្សេងទៀត៖
 - សំបកកង់មានខ្យល់
 - សំបកកង់តាន់រឹង ឬសំបកកង់មានស្នូលទន់
- កម្មន្តសាល ពោះរៀនកង់
- កម្មន្តសាល ក្រឡាកង់ ដែលអាចដោះដូរបាន ទ្រនាប់ថាសកង់ បន្ទះដុំពកសម្រាប់ចាក់ពុម្ពក្រឡាកង់ជាថ្មី ។ល។
- ការធ្វើសំបកកង់ជាថ្មី និងចាក់ពុម្ពជាថ្មី

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល វត្ថុធាតុសម្រាប់ជួសជុលពោះរៀនកង់ (មើល ២២១៩)
- ការជួសជុលសំបកកង់ និងពោះរៀនកង់ ដាក់ ឬប្តូរសំបកកង់ (មើល ៤៥២០)។

២២១៩ ២២១៩០ កម្មន្តសាល នៃ ផលិតផលកៅស៊ូដទៃទៀត

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ផលិតផលដទៃទៀតធ្វើពីកៅស៊ូធម្មជាតិ ឬសំយោគ មិនទាន់ចម្អិនចម្អិនរួច ឬធ្វើឲ្យរឹង៖
 - បន្ទះកៅស៊ូ សន្លឹកកៅស៊ូ ចម្រៀកកៅស៊ូ ជាដុំទ្រវែង ឬរាងផ្សេងៗទៀត
 - បំពង់ ទុយោ ទុយោទន់
 - ខ្សែពាននាំ ឬខ្សែពានអូស ឬខ្សែក្រវាត់
 - គ្រឿងអនាម័យធ្វើពីកៅស៊ូ៖ ស្រោមអនាម័យ ក្បាលដោះសម្រាប់ក្មេងដបទឹកក្តៅ ។ល។
 - ផ្នែកនៃសម្លៀកបំពាក់ធ្វើពីកៅស៊ូ (ប្រសិនបើវាជាប់គ្នាតែមួយ មិនមែនដេរភ្ជាប់)
 - ចេស និងខ្សែពួរកៅស៊ូ
 - អំបោះ និងផ្ទាំងកំណាត់ដែលពាសកៅស៊ូ
 - កង គ្រឿងខ្មៅ ត្រា ធ្វើពីកៅស៊ូ
 - រ៉ូឡ័រដែលស្រោបកៅស៊ូ
 - ពួកកៅស៊ូដែលបញ្ចេញ-បញ្ចូលខ្យល់បាន

- បាឡងដែលបញ្ចេញ-បញ្ចូលខ្យល់បាន
- កម្មន្តសាល ប្រាសកៅស៊ូ
- កម្មន្តសាល ខ្នងបំពង់ពីកៅស៊ូរឹង
- កម្មន្តសាល ក្រាសសិតសក់ ដង្កៀបកៀបសក់ ឧបករណ៍រមួសក់ និងសម្ភារៈប្រហាក់ប្រហែលគ្នាធ្វើពីកៅស៊ូរឹង

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាល វត្ថុធាតុដូសដុលពីកៅស៊ូ
- កម្មន្តសាល ផ្ទាំងកំណាត់វាយនភណ្ឌដែលបញ្ជាក់ ពាស ស្រោប អ៊ុតស្រទាប់ជាមួយកៅស៊ូ ដែលកៅស៊ូគឺជាធាតុផ្សំសំខាន់
- កម្មន្តសាល ពូកទឹកធ្វើពីកៅស៊ូ
- កម្មន្តសាល មូកងូតទឹក និងអៀមធ្វើពីកៅស៊ូ
- កម្មន្តសាល សម្លៀកបំពាក់ សម្រាប់ពាក់នៅកន្លែងសើម និងសម្លៀកបំពាក់មុជទឹកធ្វើពីកៅស៊ូ
- កម្មន្តសាល ប្រដាប់ភេទធ្វើពីកៅស៊ូ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល កំណាត់លូសសម្រាប់ធ្វើសំបកកង់ (មើល ១៣៩៩)
- កម្មន្តសាល សម្លៀកបំពាក់ពីកំណាត់ដែលយឺត (មើល ១៤១១)
- កម្មន្តសាល ស្បែកជើងកៅស៊ូ (មើល ១៥២០)
- កម្មន្តសាល ការ និង បង់ស្អិតធ្វើពីកៅស៊ូ (មើល ២០២៩)
- កម្មន្តសាល បន្ទះពកធ្វើក្រឡាសំបកកង់ (មើល ២២១១)
- កម្មន្តសាល ក្បួន និងទូកដែលបញ្ចេញ-បញ្ចូលខ្យល់បាន (មើល ៣០១១ ៣០១២)
- កម្មន្តសាល ពូកដែលមិនស្រោបកៅស៊ូសែលុយឡា (មើល ៣១០០)
- កម្មន្តសាល សម្ភារៈកីឡាពីកៅស៊ូ លើកលែងសម្លៀកបំពាក់ (មើល ៣២៣០)
- កម្មន្តសាល ល្បែងលេង និងឧបករណ៍ក្មេងលេង (រាប់បញ្ចូលទាំង អាងទឹកតូចសម្រាប់ក្មេង ទូកកៅស៊ូដែលអាចបញ្ចូលខ្យល់បានសម្រាប់ក្មេង សត្វធ្វើពីកៅស៊ូដែលអាចបញ្ចូលខ្យល់បាន បាល់ និងរបស់របរស្រដៀងគ្នា) (មើល ៣២៤០)
- ការកែច្នៃសំណល់កៅស៊ូ (មើល ៣៨៣០)។

២២២

កម្មន្តសាល ផលិតផលធ្វើពីប្លាស្ទិក

២២២១ ២២២១០ កម្មន្តសាល គ្រឿងសំណង់ធ្វើពីប្លាស្ទិក

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល គ្រឿងសំណង់ធ្វើពីប្លាស្ទិក៖
 - ទ្វារ បង្អួច គ្រោង រនាំង រាំងនន ក្តារបិទជញ្ជាំង ធ្វើពីប្លាស្ទិក
 - ធុងទឹក អាងស្តុកទឹក
 - កម្រាលក្រាលលើផ្ទៃដើរ សម្រាប់ជញ្ជាំង ឬសម្រាប់ពិភានជាម្លូរ ឬទ្រង់ ទ្រាយជាការធ្វើពីប្លាស្ទិក
 - សម្ភារៈអនាម័យធ្វើពីប្លាស្ទិកដូចជា ៖
 - រ៉ូប៊ីណេផ្តាលយូក អាងតូតទឹក អាងលាងមុខ ចានបង្គន់ ឧបករណ៍កាច់ទឹក ធ្វើពីប្លាស្ទិក ។ល។
- កម្មន្តសាល កម្រាលឥដ្ឋដែលអាចយឺតរលាស់ ដូចជា វីនីល (vinyl) លីណូលេម (linoleum) ។ល។

២២២២ ២២២២០ កម្មន្តសាល សម្ភារៈប្លាស្ទិកប្រើសម្រាប់ការដេចខ្ទប់ឥវ៉ាន់

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល សម្ភារៈប្លាស្ទិកសម្រាប់ការដេចខ្ទប់ម្ហូបអាហារ៖
 - ថង់ កាប៉ុង ធុង ប្រអប់ កេស ធុងការ ធុងមូល ដប ធ្វើពីប្លាស្ទិក ។ល។

២២២៣ ២២២៣០ កម្មន្តសាល ផលិតផលប្លាស្ទិកសម្រេច

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ផលិតផលប្លាស្ទិកសម្រេច៖
 - បំពង់ ទុយោ ទុយោទន់ និងវ៉ាតទុយោពីប្លាស្ទិក
- កម្មន្តសាល គ្រឿងប្រើប្រាស់ក្នុងការទទួលទានអាហារ ឧបករណ៍ប្រើប្រាស់ក្នុង ផ្ទះបាយ និង សម្ភារៈបន្ទប់ទឹក ធ្វើពីប្លាស្ទិក ។

២២២៩ ២២២៩០ កម្មន្តសាល ផលិតផលប្លាស្ទិកដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ផលិតផលប្លាស្ទិកពាក់កណ្តាលសម្រេច៖
 - បន្ទះ សន្លឹក ដុំ សន្លឹកស្តើង សន្លឹកស្តើងខ្លាំង បន្ទះវែងប្លាស្ទិក ។ល។ (ទោះជាស្ថិតដោយខ្លួនឯង ឬមិនស្ថិតក៏ដោយ) ។

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖

- សន្លឹកស្តើង ឬសន្លឹកសេឡូហាន (cellophane) ប្លាស្ទិកស្តើងសម្រាប់ខ្ទប់ម្ហូប
- កម្មន្តសាល ថ្មសិប្បនិម្មិត (ដូចជា ថ្មម៉ាបសិប្បនិម្មិត)
- កម្មន្តសាល សញ្ញាសំគាល់ធ្វើពីប្លាស្ទិក (មិនប្រើអគ្គិសនី)
- កម្មន្តសាល ផលិតផលធ្វើពីប្លាស្ទិកចម្រុះ៖
 - មួកធ្វើពីប្លាស្ទិក គ្រឿងអ៊ីសូឡង់ផ្នែកនៃគ្រឿងបំភ្លឺ សម្ភារៈសម្រាប់ការិយាល័យ ឬសាលារៀន ផ្នែកនៃសម្លៀកបំពាក់ (ប្រសិនបើភ្ជាប់គ្នាតែមួយ មិនមែនដេរភ្ជាប់) គ្រឿងប្រើជាមួយ គ្រឿងសង្ហារឹម រូបបដិមា ខ្សែពានអូស ឬខ្សែពាននាំ បង់ស្អិត ក្រដាសប្លាស្ទិកបិទជញ្ជាំង ពុម្ពស្បែកជើង ប្រដាប់ដាក់បារី ក្រាសសិតសក់ ឧបករណ៍អ៊ុតសក់ សម្ភារៈក្នុងលេងកំសាន្ត ធ្វើពីប្លាស្ទិក ។ល។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២៣ ៖ កម្មន្តសាល ផលិតផលពីអំណាចដៃទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២៣១			កម្មន្តសាល កញ្ចក់និងផលិតផលពីកញ្ចក់
	២៣១០	២៣១០០	កម្មន្តសាល កញ្ចក់ និងផលិតផលពីកញ្ចក់

ថ្នាក់នេះរាប់បញ្ចូលនូវកម្មន្តសាលកញ្ចក់ គ្រប់ទម្រង់ ទោះជាធ្វើតាមវិធីណាក៏ដោយ និង កម្មន្តសាលនៃរបស់របរធ្វើពីកញ្ចក់ ។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល កញ្ចក់រាបស្មើ រាប់បញ្ចូលទាំង កញ្ចក់បញ្ចុះខ្សែលោហធាតុមានពណ៌ និងពណ៌ស្រាល
- កម្មន្តសាល កញ្ចក់រឹងស្វិត ឬកញ្ចក់រាបស្មើដែលអិតទ្រនាប់
- កម្មន្តសាល កញ្ចក់ជាដុំទ្រវែង ឬជាបំពង់
- កម្មន្តសាល ដុំកញ្ចក់ក្រាល
- កម្មន្តសាល កញ្ចក់ឆ្លុះមុខ
- កម្មន្តសាល កញ្ចក់អ៊ីសូឡង់មានច្រើនស្រទាប់
- កម្មន្តសាល ដប និងធុងផ្សេងទៀតធ្វើពីកញ្ចក់ ឬគ្រឿងស្ពាន់
- កម្មន្តសាល កែវដឹកទឹក និងកែវប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត ឬរបស់របរធ្វើពី គ្រឿងស្ពាន់
- កម្មន្តសាល សំឡឹកកញ្ចក់ រាប់បញ្ចូលទាំង ផលិតផលពីសំឡឹកឡែន កញ្ចក់ និងមិន មែនត្បាញដទៃទៀត
- កម្មន្តសាល គ្រឿងកញ្ចក់សម្រាប់ប្រើក្នុងមន្ទីរពិសោធន៍ ផ្នែក អនាម័យ និងផ្នែកឱសថ
- កម្មន្តសាល កញ្ចក់នាឡិកាព្យួរជញ្ជាំង និងនាឡិកាដៃ កញ្ចក់រ៉ែនតា និងធាតុអុបទិច តែមិនមែនដំណើរការជាអុបទិក
- កម្មន្តសាល គ្រឿងកញ្ចក់ដែលប្រើក្នុងកម្មន្តសាល គ្រឿងអល្លុយអ៊ាមកាឡែ
- កម្មន្តសាល អ៊ីសូឡង់ពីកញ្ចក់ និងគ្រឿងដំឡើងអ៊ីសូឡង់ពីកញ្ចក់
- កម្មន្តសាល កញ្ចក់ប្រអប់សម្រាប់អំពូលភ្លើង
- កម្មន្តសាល រូបចម្លាក់ធ្វើពីកញ្ចក់

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល កំណាត់ត្បាញធ្វើពីសរសៃកញ្ចក់ (មើល ១៣១២)
- កម្មន្តសាល ធាតុផ្សំអុបទិក ដែលដំណើរការជាអុបទិក (មើល ២៦៧)
- កម្មន្តសាល សរសៃកាបូប្យូអុបទិកសម្រាប់ការបញ្ជូនទិន្នន័យ ឬបញ្ជូនទិន្នន័យ បន្តផ្ទាល់រូបភាព (មើល ២៧៣១)
- កម្មន្តសាល ឧបករណ៍ក្នុងលេងធ្វើពីកញ្ចក់ (មើល ៣២៤០)
- កម្មន្តសាល ស៊ីរ៉ាំង និងបរិក្ខារក្នុងមន្ទីរពិសោធន៍វេជ្ជសាស្ត្រផ្សេងទៀត (មើល ៣២៥០)។

២៣៩ កម្មន្តសាល ផលិតផលពីអំបិលស្រព្វ: ដែលពុំបានរាប់បញ្ចូល

២៣៩១ ២៣៩១០ កម្មន្តសាល ផលិតផលធន់កម្ដៅ

ថ្នាក់នេះរាប់បញ្ចូល:

- កម្មន្តសាល បាយអ បេតុងធន់កម្ដៅ ។ល។
- កម្មន្តសាល ផលិតផលសេរាមិកធន់កម្ដៅ:
 - សេរាមិកអ៊ីសូឡង់កម្ដៅ ពីហ្វូស៊ីលស៊ីលីកាត
 - ឥដ្ឋ ផ្ទាំងឥដ្ឋ និង ក្បឿង ដែលធន់កម្ដៅ ។ល។
 - ឡសម្ពាធច បានសម្រាប់ដាក់វត្ថុដុត ទ្រទ្រង់ចង្រ្កាន ក្បាលតបំពង់លូ ទុយោ លូ ។ល។

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ:

- កម្មន្តសាល របស់ធន់កម្ដៅមាន សារធាតុម៉ាញ៉េស៊ីត ដូឡូមីត
- ឬក្រូមីត។

២៣៩២ កម្មន្តសាល សំភារៈសំណង់ធ្វើពីឥដ្ឋ

២៣៩២១ កម្មន្តសាល ក្បឿងប្រក់ដំបូល

២៣៩២២ កម្មន្តសាល ឥដ្ឋ

២៣៩២៣ កម្មន្តសាល កម្រាលក្រាលធ្វើពីឥដ្ឋដុត

២៣៩២៤ កម្មន្តសាល សម្ភារៈសំណង់ធ្វើពីឥដ្ឋ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល:

- កម្មន្តសាល ចង្រ្កានកម្ដៅផ្ទះ ឬការ៉ូដញាំងពីសេរាមិកមិនធន់កម្ដៅ ការ៉ូម៉ូសាអ៊ីក (រៀបចេញជារូបសត្វ ផ្សេងៗ) ។ល។
- កម្មន្តសាល ដុំឥដ្ឋក្រាលពីសេរាមិកមិនធន់កម្ដៅ
- កម្មន្តសាល សម្ភារៈសំណង់ធ្វើពីឥដ្ឋមិនធន់កម្ដៅ ៖
 - កម្មន្តសាល ឥដ្ឋសេរាមិក ក្បឿងប្រក់ដំបូល បំពង់បង្ហូរផ្សេង លូ បំពង់ បានខ្សែភ្លើង ។ល។
- កម្មន្តសាល ដុំឥដ្ឋជុំរៀបការ៉ូដឥដ្ឋដុត
- កម្មន្តសាល គ្រឿងចាប់ភ្ជាប់ពីសេរាមិក (sanitary fixture)

ថ្នាក់នេះមិនរាប់បញ្ចូល:

- កម្មន្តសាល ថ្មសិប្បនិម្មិត (ដូចជា ថ្មម៉ាប) (មើល ២២២៩)
- កម្មន្តសាល ផលិតផលសេរាមិកធន់កម្ដៅ (មើល ២៣៩១)។

២៣៩៣ ២៣៩៣០ កម្មន្តសាល ផលិតផលពីរសីឡែន និងសេរាមិកដទៃទៀត

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល សម្ភារៈប្រើប្រាស់លើតុ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹកដទៃទៀត
- កម្មន្តសាល រូបចម្លាក់ និងរបស់របរតុបតែងពីសេរាមិកដទៃទៀត
- កម្មន្តសាល អ៊ីសូឡង់អគ្គិសនី និងបានអ៊ីសូឡង់ពីសេរាមិក
- កម្មន្តសាល មេដែកពីសេរាមិក និងពីវ៉ែដែលមានជាតិមេដែកច្រើន
- កម្មន្តសាល ផលិតផលសេរាមិក ប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍គីមី និងឧស្សាហកម្ម
- កម្មន្តសាល ថ្ម ក្រឡសេរាមិក និងរបស់របរស្រដៀងគ្នាសម្រាប់ការដឹកជញ្ជូន និងដេចខ្ចប់ទំនិញ
- កម្មន្តសាល គ្រឿងសង្ហារឹមធ្វើពីសេរាមិក
- កម្មន្តសាល ផលិតផលធ្វើពីសេរាមិក ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ថ្មសិប្បនិម្មិត (ដូចជា ថ្មម៉ាប) (មើល ២២២៩)
- កម្មន្តសាល ផលិតផលពីសេរាមិកធន់កម្ដៅ (មើល ២៣៩១)
- កម្មន្តសាល សម្ភារៈសំណង់ធ្វើពីកុលាលភាជន៍ (មើល ២៣៩២)
- កម្មន្តសាល គ្រឿងចាប់ភ្ជាប់ពីសេរាមិក (sanitary fixture) (មើល ២៣៩២)
- ការផលិតមេដែកលោហធាតុ (មើល ២៥៩៩)
- កម្មន្តសាល នៃគ្រឿងអលូមីណាត (មើល ៣២១២)
- កម្មន្តសាល ឧបករណ៍ក្មេងលេងពីសេរាមិក (មើល ៣២៤០)
- កម្មន្តសាល ធ្មេញសិប្បនិម្មិត (មើល ៣២៥០)។

២៣៩៤ កម្មន្តសាល ស៊ីម៉ង់ត៍កំបោរក្រចក

២៣៩៤១ កម្មន្តសាល ស៊ីម៉ង់ត៍

២៣៩៤២ កម្មន្តសាល កំបោរ

២៣៩៤៩ កម្មន្តសាល ស៊ីម៉ង់ត៍កំបោរក្រចកដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ក្លាំងគែរ និង ស៊ីម៉ង់ត៍អ៊ីដ្រូលិក (ប្រើក្នុងទឹកបាន) រាប់បញ្ចូលទាំងស៊ីម៉ង់ត៍ពរឡង់ (ស៊ីម៉ង់ត៍ពីថ្មកំបោរ និងម្ដងសិលា) ស៊ីម៉ង់ត៍អាណូយមីញ៉ូម ស៊ីម៉ង់ត៍ស្លេក និងស៊ីម៉ង់ត៍ស៊ុបពែហ្វូសស្វាត
- កម្មន្តសាល កំបោររស់ កំបោរងាប់ កំបោរអ៊ីដ្រូលិក (កំបោរធ្វើជាបាយអអាចប្រើក្នុងទឹកបាន)
- កម្មន្តសាល ក្រចកបានមកពីការដុតម្ដងសិលា ឬដុតស៊ុលហ្វាត
- កម្មន្តសាល ដូឡូមីតដុត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល បាយអកំបោរ ឬបេតុងដែលធន់កម្ដៅ ។ល។ (មើល ២៣៩១)
- កម្មន្តសាល របស់របរធ្វើពីស៊ីម៉ង់ត៍ (មើល ២៣៩៥)
- កម្មន្តសាល របស់របរធ្វើពីញាស្ទ័រ (មើល ២៣៩៥)
- កម្មន្តសាល បេតុងលាយរួច ឬបេតុងលាយស្ងួតរួច និងបាយអកំបោរ (មើល ២៣៩៥)
- កម្មន្តសាល ស៊ីម៉ង់ត៍ប្រើប្រាស់ក្នុងវិស័យទន្តសាស្ត្រ (មើល ៣២៥០)។

២៣៩៥ ២៣៩៥០ កម្មន្តសាល របស់របរប្រើប្រាស់ធ្វើពីកំបោរ ស៊ីម៉ង់ត៍និងញាស្ទ័រ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល បេតុងមិនទាន់ចាក់ពុម្ព ស៊ីម៉ង់ត៍ ឬរបស់របរធ្វើពីថ្មសិប្បនិម្មិតដែលប្រើប្រាស់ក្នុងវិស័យសំណង់៖
 - ក្បឿង ផ្ទាំងថ្ម ឥដ្ឋ បន្ទះ សន្លឹក ប៉ាណែល បំពង់ សសរគ្រឹះ ។ល។
- កម្មន្តសាល គ្រោងសំណង់ដែលសង់ទុករួចសម្រាប់ការសាងសង់ ឬវិស្វកម្មសំណង់ស៊ីវិលធ្វើពីស៊ីម៉ង់ត៍ បេតុង ឬពីថ្មសិប្បនិម្មិត
- កម្មន្តសាល របស់របរធ្វើពីញាស្ទ័រប្រើប្រាស់ក្នុងវិស័យសំណង់៖
 - ផ្ទាំង សន្លឹក ប៉ាណែល ។ល។
- កម្មន្តសាល សម្ភារៈសំណង់ធ្វើពីសារធាតុរុក្ខជាតិ (កម្ទេចឈើ ចំបើង ត្រែង បបួស) បញ្ចូលគ្នាជាមួយស៊ីម៉ង់ត៍ ញាស្ទ័រ ឬល្បាយដទៃទៀត
- កម្មន្តសាល របស់របរពីស៊ីម៉ង់ត៍លាយអាសេស្ត (Asbestos) ឬស៊ីម៉ង់ត៍លាយសរសៃសែលុយឡូ ឬសារធាតុស្រដៀងគ្នានេះ៖
 - សន្លឹកហ្វីប្រ បន្ទះ ប៉ាណែលដទៃទៀត ការ៉ូ បំពង់ លូ ធុង ស្នូក អាងទឹក បានកាធុន ថ្ម គ្រឿងសង្ហារឹម គ្រោងបង្អួច ។ល។
- កម្មន្តសាល ផលិតផលដទៃទៀតធ្វើពីបេតុង ញាស្ទ័រ ស៊ីម៉ង់ត៍ ឬថ្មសិប្បនិម្មិត៖
 - រូបចម្លាក់ គ្រឿងសង្ហារឹម ក្បាច់ចម្លាក់ ថ្មផ្កា ផែងផ្កា ។ល។
- កម្មន្តសាល ម្សៅបាយអកំបោរ
- កម្មន្តសាល បេតុងលាយរួច និងបេតុងលាយស្ងួតរួច បាយអកំបោរ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ស៊ីម៉ង់ត៍ធន់កម្ដៅ និងបាយអកំបោរធន់កម្ដៅ (មើល ២៣៩១)។

២៣៩៦ ២៣៩៦០ ការកាត់ស្ទួន និងកែច្នៃផលិតផលធ្វើអំពីថ្ម

ថ្នាក់នេះរាប់បញ្ចូល៖

- ការកាត់ថ្ម ការស្ទួន និងកែច្នៃដើម្បីប្រើប្រាស់ក្នុងសំណង់ ក្នុងកន្លែងបញ្ចុះសពធ្វើផ្លូវ ប្រក់ដំបូល ។ល។
- កម្មន្តសាល គ្រឿងសង្ហារឹមធ្វើពីថ្ម

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ផលិតកម្ម ក្នុងការកាត់ថ្មជាផ្ទាំង ឧទាហរណ៍ សកម្មភាពការដ្ឋានដឹកយកថ្ម (មើល ០៨១០)
- ផលិតកម្ម ថ្មត្បាល់កិន ថ្មឆាប និងផលិតផលស្រដៀងនេះ (មើល ២៣៩៩)
- រាល់សកម្មភាពចម្លាក់ថ្ម (មើល ៩០០០)។

២៣៩៩ ២៣៩៩០ កម្មន្តសាលនៃផលិតផលអណោហៈ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ថ្មត្បាល់កិន ថ្មឆាប ឬថ្មប្លូណា និងផលិតផលថ្មឆាបពីធម្មជាតិ និងសិប្បនិម្មិត ផលិតផលខាត់រំលីញ រាប់បញ្ចូល ផលិតផលខាត់រំលីញដែលភ្ជាប់លើរបស់ទន់ (ដូចជា ក្រដាសខាត់)
- កម្មន្តសាល វត្ថុធាតុកកិត និង របស់របរទាំងនោះដែលមិនចាប់ដំឡើងជាមួយសារធាតុអ៊ីមូលដ្ឋាន ឬជាមួយសែលលុយឡូ
- កម្មន្តសាល វត្ថុធាតុអ៊ីសូឡង់៖
 - សរសៃស្លេក (Slag Wool) សរសៃថ្ម (Stone Wool) និងសរសៃពីអ៊ីសូឡង់គ្រាប់ដីឥដ្ឋលុញធន់នឹងកម្ដៅ និង របស់របរអ៊ីសូឡង់កម្ដៅស្រដៀងគ្នា អ៊ីសូឡង់សំឡេង ឬវត្ថុធាតុកាត់បន្ថយសំឡេង
- កម្មន្តសាល របស់របរធ្វើពីសារធាតុអ៊ីដ្រូស៊ីប៊ីន ៖
 - មីកាថ្ម និងរបស់របរធ្វើពីមីកា ពីធូលី (Peat) ពីក្រាហ្វីត (ផ្សេងទៀតក្រៅពីគ្រឿងអគ្គិសនី) ។ល។
- កម្មន្តសាល របស់របរធ្វើពីអាស្វាល (Asphalt) ឬវត្ថុស្រដៀងគ្នា ដូចជា របស់ស្អិត (Adhesive) ពីមូលដ្ឋានអាស្វាល កៅស៊ូស្អិតពីធូលីថ្ម ។ល។
- សរសៃកាបោន និងក្រាហ្វីត និងផលិតផលរបស់វា (លើកលែងតែ អេឡិចត្រូដ និងឧបករណ៍អគ្គិសនី)

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល សរសៃកញ្ចក់ និងផលិតផលពីសរសៃកញ្ចក់មិនមែនត្បាញ (មើល ២៣១០)
- កម្មន្តសាល រឹងទ្រនាប់ធ្វើពីកាបោន ឬក្រាហ្វីត (មើល ២៨១៩)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២៤ ៖ កម្មន្តសាល លោហធាតុមូលដ្ឋាន

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២៤១			កម្មន្តសាល ដែកមូលដ្ឋាននិងដែកថែប
	២៤១០	២៤១០០	កម្មន្តសាល ដែកមូលដ្ឋាន និងដែកថែប

ថ្នាក់នេះរាប់បញ្ចូលប្រតិបត្តិការនៃការបំប្លែង ដោយធ្វើអន្តរកម្មដែក ដោយឡែកផ្ទះ និង ឡបន្សុទ្ធប្រើអុកស៊ីហ្សែន ឬសំណល់ដែក និងកម្ទេចកម្ទីដែក ក្នុងឡដុតអគ្គិសនី ឬដោយ ធ្វើអន្តរកម្មដែកដោយផ្ទាល់ ឬដោយមិនបាច់ឲ្យរលាយទៅជាដែកថែបទេ ដោយគ្រាន់តែ យកទៅរំលាយ និងចម្រាញ់នៅក្នុងឡចាក់ ដើម្បីចាក់ពុម្ពផលិតជាផលិតផលពាក់កណ្តាល សម្រេច ដូចជា ដែកបន្ទះ សន្លឹក ចម្រៀក ដើមជ្រុង ដើមមូល ដែកសរសៃ បំពង់ និងមាន មុខកាត់ប្រហោងផ្សេងៗទៀត។

ថ្នាក់នេះរាប់បញ្ចូល៖

- ប្រតិបត្តិការឡផ្ទះ ឡបន្សុទ្ធដែកថែប ការកិន និងកិនបង្ហើយ
- ផលិតកម្មដែកស្និត និង ស្ពឺដើឡាយសិន មានជាតិម៉ង់កាណែសខ្ពស់ជាដុំ ឬជា រាងបឋមផ្សេងៗទៀត
- ផលិតកម្ម ដែកសំលោហៈ
- ផលិតកម្ម ផលិតផលដែលពីដែក ដែលធ្វើតាមវិធីអន្តរកម្មផ្ទាល់លើដែក និង ផលិតផលដែកស្ពោតដទៃទៀត
- ផលិតកម្ម ដែកដែលបន្សុទ្ធពិសេសដោយការធ្វើអេឡិចត្រូលីត និងការកែច្នៃបែប គីមីដទៃទៀត
- ផលិតកម្មដែកជាគ្រាប់តូច និងម្សៅ
- ផលិតកម្ម ដែកថែបជាដុំ និងជារូបរាងបឋមផ្សេងទៀត
- ការស្តុករំលាយឡើងវិញ នូវកម្ទេចដែក ឬដែកថែប
- ផលិតកម្មដែកថែបពាក់កណ្តាលសម្រេច
- កម្មន្តសាល ផលិតផលដែកថែបសំប៉ែត ដែលបានមកតាមវិធីកិនក្តៅ និងកិន ត្រជាក់
- កម្មន្តសាល ដែកថែបដើមជ្រុង និងដើមមូលតាមវិធីកិនក្តៅ
- កម្មន្តសាល ដែកថែបមានមុខកាត់ប្រហោងតាមវិធីកិនក្តៅ
- កម្មន្តសាល ដែកថែបដើមជ្រុង និងមុខកាត់តាន់តាមវិធីហូតត្រជាក់ ឆាប ឬ ក្រឡឹង
- កម្មន្តសាល ដែកថែបមានមុខកាត់ប្រហោង តាមវិធីពត់រាងត្រជាក់ ឬបត់ដោយ សង្កត់ដែកថែបបន្ទះ
- កម្មន្តសាល លូសដែកថែប ដោយវិធីហូតត្រជាក់ ឬហូតរមូល
- កម្មន្តសាល បន្ទះដែកថែបសង្កត់ភ្លឺ និង ដែកថែបមានមុខកាត់ប្រហោង និង និង ផ្សារតំណ
- កម្មន្តសាល ដែកថែបផ្លូវដែក (ផ្លូវដែកមិនទាន់តំឡើង)

- កម្មន្តសាល ដែកថែបជាបំពង់ ឬទុរយោមុខតំណ ឬមានមុខកាត់ប្រហោងតាមវិធី កិនក្តៅ ប៉ែនក្តៅ ហូតក្តៅ ឬដោយវិធីហូតត្រជាក់ ឬកិនត្រជាក់
- កម្មន្តសាល បំពង់ដែកថែបមានមុខតំណផ្សារបានមកពីការពត់រាងត្រជាក់ ឬក្តៅ និងផ្សារ ដើម្បីសម្រាប់ទុកផ្សារ ឬកែច្នៃបន្តទៀត ដោយវិធីហូតត្រជាក់ ឬកិន ត្រជាក់ ឬផលិតតាមការពត់រាងក្តៅ ផ្សារ និងបង្រួម
- កម្មន្តសាល វ៉ាគរ បំពង់ដែកថែប ដូចជា៖
 - តំណង់បំពង់ភ្ជាប់គ្នា មានផ្ទៃគើមរាប តំណមានមុខសិកបញ្ចូលគ្នា
 - កែង ឬតេ តបំពង់ដោយផ្សារ
 - កែង ឬតេ តបំពង់មានខ្សែខ្មៅ
 - វ៉ាគរសិកតបំពង់ដោយផ្សារ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល បំពង់ ទុរយោ និងវត្ថុមានមុខកាត់ប្រហោង និងវ៉ាគរបំពង់ពីដែកស្នូ ចាក់ពុម្ព (មើល ២៤៣១)
- កម្មន្តសាល បំពង់ ឬទុរយោដែលគ្មានមុខតំណផ្សារដែកថែបដែលបានមកពីវិធី ចាក់ពុម្ពបង្វិល (មើល ២៤៣១)
- កម្មន្តសាល វ៉ាគរបំពង់ ឬទុរយោពីដែកថែបស្នូចាក់ពុម្ព (មើល ២៤៣១)។

២៤២

កម្មន្តសាល លោហធាតុមូលដ្ឋានមានតម្លៃ និងលោហធាតុមិនមែនជាដែក ដទៃទៀត

២៤២០ ២៤២០០ កម្មន្តសាល លោហធាតុមូលដ្ឋានមានតម្លៃ និងលោហធាតុមិនមែនជាដែក ដទៃទៀត

ថ្នាក់នេះរាប់បញ្ចូល៖

- ផលិតកម្មលោហធាតុមូលដ្ឋានមានតម្លៃ៖
 - ផលិតកម្ម និងការចម្រាញ់លោហធាតុមានតម្លៃ ដែលមិនទាន់កែច្នៃ និង កែច្នៃចុះ មាស ប្រាក់ ប្លាទីន រល។ ពីរ៉េ និងកម្ទេចកម្ទី
- ផលិតកម្មសំលោហៈមានតម្លៃ
- ផលិតកម្មផលិតផលពាក់កណ្តាលសម្រេចពីលោហធាតុមានតម្លៃ
- ផលិតកម្មប្រាក់កិនពាសលើលោហធាតុមូលដ្ឋាន
- ផលិតកម្មមាសកិនពាសលើលោហធាតុមូលដ្ឋាន ឬប្រាក់ ឬលោហធាតុមូលដ្ឋាន
- ផលិតកម្មនៃប្លាទីន និង លោហធាតុថ្នាក់ប្លាទីន កិនពាសលើមាស ប្រាក់ ឬ លោហធាតុមូលដ្ឋាន
- ផលិតកម្មអាណូយមីញ៉ូមពីអាណូយមីញ៉ូមអុកស៊ីត
- ផលិតកម្មអាណូយមីញ៉ូមតាមវិធីចម្រាញ់បែបអេឡិកត្រូលីតពីសំណល់ ឬកម្ទេចកម្ទីអាណូយមីញ៉ូម
- ផលិតកម្មសំលោហៈអាណូយមីញ៉ូម
- ពាក់កណ្តាលកម្មន្តសាលអាណូយមីញ៉ូម
- ផលិតកម្មសំណា ស័ង្កសី និងសំណាប៉ាហាំងពីរ៉េ

- ផលិតកម្មនៃសំណ ស័ង្កសី និងសំណប៉ាហាំងតាមវិធីចម្រាញ់ អេឡិចត្រូលីតពីសំណល់ ឬពីកម្ទេចកម្ទីសំណ ស័ង្កសី និងសំណប៉ាហាំង
- ផលិតកម្មសំលោហៈសំណ ស័ង្កសី សំណប៉ាហាំង
- ពាក់កណ្តាលកម្មន្តសាលសំណ ស័ង្កសី និងសំណប៉ាហាំង
- ផលិតកម្មទង់ដែងពីរ៉ែ
- ផលិតកម្មទង់ដែង ដោយវិធីចម្រាញ់អេឡិចត្រូលីតពីសំណល់ និងកម្ទេចកម្ទីទង់ដែង
- ផលិតកម្មសំលោហៈទង់ដែង
- កម្មន្តសាល សរសៃលូស ឬបន្ទះហ្វូយស៊ីប
- ពាក់កណ្តាលកម្មន្តសាលទង់ដែង
- ផលិតកម្មក្រូម ម៉ង់កាណែស នីកែល ។ល។ ពីរ៉ែ ឬពីអុកស៊ីត
- ផលិតកម្មក្រូម ម៉ង់កាណែស នីកែល ។ល។ ដោយវិធីអេឡិចត្រូ-លីត និងពីការចម្រាញ់អាណូយមីណូទែរមិកនៃក្រូម ម៉ង់កាណែស នីកែល ។ល។ កាកសំណល់ និងកម្ទេចកម្ទី
- ផលិតកម្មសំលោហៈក្រូម ម៉ង់កាណែស នីកែល ។ល។
- ពាក់កណ្តាលកម្មន្តសាលក្រូម ម៉ង់កាណែស នីកែល ។ល។
- ផលិតកម្មបន្ទះសរសៃចាក់ពីនីកែល (Mattes of nickel)
- ផលិតកម្មលោហធាតុអ៊ុយរ៉ាញ៉ូមពីអ៊ុយរ៉ាញ៉ូមអុកស៊ីត ឬរ៉ែដទៃទៀត
- ការរំលាយ និងចម្រាញ់អ៊ុយរ៉ាញ៉ូម

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាល ខ្សែលូសលោហធាតុទាំងនេះដោយវិធីហូត
- ផលិតកម្មអាណូយមីញ៉ូមអុកស៊ីត (អាណូយមីណា)
- ផលិតកម្មសន្លឹកអាណូយមីញ៉ូមសម្រាប់ខ្ទប់
- កម្មន្តសាល ស្រទាប់ស្តើងអាណូយមីញ៉ូម (សំណប៉ាហាំង) ពីអាណូយមីញ៉ូម (សំណប៉ាហាំង) ជាធាតុផ្សំសំខាន់
- កម្មន្តសាល ស្រទាប់សន្លឹកស្តើងពីលោហធាតុមានតម្លៃ។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការស្តុកចាក់ពុម្ពលោហធាតុមិនមែនដែក (មើល ២៤៣២)
- កម្មន្តសាល គ្រឿងអល្លុយមីញ៉ូមពីលោហធាតុមានតម្លៃ (មើល ៣២១១)។

២៤៣ ការស្លូតត្រង់ពុម្ពលោហធាតុ

២៤៣១ ២៤៣១០ ការស្លូតត្រង់ពុម្ពដែកនិងដែកថែប

ថ្នាក់នេះរាប់បញ្ចូលការស្លូតត្រង់ពុម្ពដែក និងដែកថែប ដូចជា សកម្មភាពក្នុងឧស្សាហកម្មស្លូតត្រង់ពុម្ពដែក និងដែកថែប។

ថ្នាក់នេះរាប់បញ្ចូល៖

- ការស្លូតត្រង់ពុម្ពផលិតផលដែកពាក់កណ្តាលសម្រេច
- ការស្លូតត្រង់ពុម្ពដែកហ្វូងប្រដេរ
- ការស្លូតត្រង់ពុម្ពដែកហ្វូងក្រាហ្វីតស្វែរអ៊ីត
- ការស្លូតត្រង់ពុម្ពផលិតផលដែកហ្វូងដែលអាចដៃបាន
- ការស្លូតត្រង់ពុម្ពផលិតផលដែកថែបពាក់កណ្តាលសម្រេច
- ការស្លូតត្រង់ពុម្ពផលិតផលដែកថែបហ្វូង
- កម្មន្តសាល បំពង់ ទុរយោ ដែកថែបគ្មានមុខតំណាមវិធីចាក់ពុម្ពបង្វិល
- កម្មន្តសាលវ៉ាត្របំពង់ ឬទុរយោធ្វើពីដែកថែបហ្វូង។

២៤៣២ ២៤៣២០ ការស្លូតត្រង់ពុម្ពលោហធាតុមិនមែនដែក

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ផលិតផលពាក់កណ្តាលសម្រេចពីអាលុយមីញ៉ូម ម៉ាញ៉េស្យូម ទីតានីញ៉ូម ស័ង្កសី ។ល។
- ការស្លូតត្រង់ពុម្ព នៃលោហធាតុហ្វូងស្រាល
- ការស្លូតត្រង់ពុម្ព នៃលោហធាតុហ្វូងធ្ងន់
- ការស្លូតត្រង់ពុម្ព នៃលោហធាតុហ្វូងមានតម្លៃ
- ការស្លូតត្រង់ពុម្ព សង្កត់នៃលោហធាតុហ្វូងមិនមែនដែក។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២៥ ៖ កម្មន្តសាល ផលិតផលពីលោហធាតុកែច្នៃលើកលែងម៉ាស៊ីននិងបរិក្ខារ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២៥១			កម្មន្តសាល ផលិតផលគ្រោងពីលោហធាតុធុងអាងស្តុកទឹកនិងម៉ាស៊ីនបង្កើតចំហាយទឹក
	២៥១១		កម្មន្តសាល ផលិតផលគ្រោងពីលោហធាតុ
		២៥១១១	កម្មន្តសាល ផលិតផលគ្រោងគ្រោងទ្វារគ្រោងបង្អួច
		២៥១១២	កម្មន្តសាល ស៊ីម៉ង់ត៍ស៊ីម៉ង់ត៍កញ្ចក់
		២៥១១៩	កម្មន្តសាល ផលិតផលគ្រឿងគ្រោងពីលោហធាតុដទៃទៀត

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល គ្រោង ឬគ្រោងឆ្អឹងទម្រលោហធាតុសម្រាប់សំណង់ និងគ្រឿងបំណែករបស់វា (ប៉ម បង្គោល គ្រោងដំបូល ឬគ្រោងទ្រទម្ងន់ដែលខ្វែងរួច ស្ពាន ។ល។)
- កម្មន្តសាល គ្រោងឆ្អឹងទម្រធ្វើពីលោហធាតុសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម (គ្រោងទម្រឡស្នូដៃក បរិក្ខារលើកដាក់យូរ ។ល។)
- កម្មន្តសាល សំណង់ដែលបានសាងសង់ទុករួចភាគច្រើនធ្វើពីលោហធាតុ៖
 - ជម្រកតូចៗ គំរូសម្រាប់តាំងបង្ហាញ ។ល។
- កម្មន្តសាល ទ្វារ បង្អួច និងស៊ីម៉ង់ត៍ កញ្ចក់បង្អួច ទ្វាររបងពីលោហធាតុ
- របាំងខណ្ឌចែកបន្ទប់ដែលធ្វើពីលោហធាតុ សម្រាប់ចាប់ភ្ជាប់ពីកម្រាលឡើងទៅលើ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល គ្រឿងបំណែកនាវា ឬឡូចំហាយថាមពល (មើល ២៥១៣)
- កម្មន្តសាល កំណល់ផ្លូវដែក (មើល ២៥៩៩)
- កម្មន្តសាល ផ្នែកផ្សេងៗនៃនាវា (មើល ៣០១១)។

២៥១២ ២៥១២០ កម្មន្តសាល ធុងអាងនិងកុងតឺន័រពីលោហធាតុ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល អាង ធុង និងកុងតឺន័រពីលោហធាតុស្រដៀងគ្នា នៃប្រភេទដែលជាធម្មតាត្រូវបានដំឡើង និងចាប់ភ្ជាប់សម្រាប់ការស្តុក ឬប្រើប្រាស់ក្នុងផលិតកម្ម
- កម្មន្តសាល ធុងលោហធាតុសម្រាប់ផ្ទុកឧស្ម័នមានសម្ពាធមួយ ឬ ឧស្ម័នរាវ
- កម្មន្តសាល ម៉ាស៊ីនកម្តៅក្នុងផ្ទះ និងវ៉ាដ្យាទ័រ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ធុងតូច បោក កំប៉ុង ធុងមានដៃយូរ ប្រអប់ ។ល។ ពីលោហធាតុ ដែលជាធម្មតាប្រើក្នុងការយូរ និងខ្ទប់ទំនិញ (មើល ២៥៩៤)
- កម្មន្តសាល កុងតឺន័រសម្រាប់ដឹកជញ្ជូន (មើល ២៩២០)
- កម្មន្តសាល រថក្រោះ (យានយន្តយោធាពាសដៃក) (មើល ៣០៤០)។

២៥១៣ ២៥១៣០ កម្មន្តសាល ម៉ាស៊ីនបង្កើតចំហាយទឹក លើកលែង ម៉ាស៊ីនកម្ដៅក្នុងផ្ទះ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ម៉ាស៊ីនបង្កើតចំហាយទឹក ឬចំហាយដទៃទៀត
- កម្មន្តសាល គ្រឿងបន្សំបន្ថែមសម្រាប់ប្រើជាមួយម៉ាស៊ីនបង្កើតចំហាយទឹក៖
 - កុងដង់សាទ័រ (condensers) ប្រដាប់សន្សំសំចៃថាមពល (economisers) ប្រដាប់បង្កើនកម្ដៅចំហាយទឹក (superheaters) ប្រដាប់ចាប់យកចំហាយទឹក (steam collectors) ប្រដាប់ផ្គុំចំហាយទឹក (accumulators)
- កម្មន្តសាល វេរ៉ាក់ទ័រនុយក្លេអ៊ែរ លើកលែងគ្រឿងបំបែក អ៊ីសូតូប
- កម្មន្តសាល គ្រឿងបំណែកនៃនាវាសមុទ្រ និងឡូចំហាយថាមពល

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ម៉ាស៊ីនកម្ដៅក្នុងផ្ទះ និងវ៉ាដ្យូទ័រ (មើល ២៥១២)
- កម្មន្តសាល កុំប្លេ ឡូចំហាយ-ទូរប៊ីន (boiler-turbine sets) (មើល ២៨១១)
- កម្មន្តសាល គ្រឿងបំបែកអ៊ីសូតូប (មើល ២៨២៩)។

២៥២

កម្មន្តសាល អាវុធនិងគ្រាប់រំសេវ

២៥២០ ២៥២០០ កម្មន្តសាល អាវុធនិងគ្រាប់រំសេវ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល អាវុធធុនធ្ងន់ (កាំភ្លើងធំ កាំភ្លើងចល័ត ទម្រង់បាញ់ រ៉ុកកែត កាំភ្លើងបាញ់ក្នុងទឹកប្រឆាំងនាវា កាំភ្លើងយន្តធុនធ្ងន់)
- កម្មន្តសាល អាវុធធុនស្រាល (វ៉ែរល្បឿន កាំភ្លើងខ្លី កាំភ្លើងយន្តធុនស្រាល)
- កម្មន្តសាល កាំភ្លើងប្រើខ្យល់ ឬឧស្ម័ន និងពីស្តុលឡេ
- កម្មន្តសាល គ្រាប់រំសេវធ្វើសង្គ្រាម ។

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាល កាំភ្លើងប្រមាញ់ កីឡា ឬកាំភ្លើងខ្លីតូចសម្រាប់ការពារខ្លួន និងគ្រាប់រំសេវ
- កម្មន្តសាល គ្រឿងផ្ទុះ ដូចជា គ្រាប់បែក មីន និងគ្រាប់បែកប្រឆាំងនាវា ។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល កីបផ្ទុះ ឈ្នួនផ្ទុះ ឬគ្រាប់បែកផ្សេងពណ៌(មើល ២០២៩)
- កម្មន្តសាល កាំចិតស្មៅត ដាវ ចំពុះទុង ។ល។ (មើល ២៥៩៣)
- កម្មន្តសាល រថពាសដៃកសម្រាប់ដឹកជញ្ជូនក្រដាសប្រាក់ ឬវត្ថុមានតម្លៃ (មើល ២៩១០)
- កម្មន្តសាល យានអវកាស (មើល ៣០៣០)
- កម្មន្តសាល រថក្រោះ និងរថចម្បាំងដទៃទៀត (មើល ៣០៤០)។

២៥៩

កម្មន្តសាល ផលិតផលលោហធាតុកែច្នៃដទៃទៀត និងសកម្មភាពជាងដែក

២៥៩១ ២៥៩១០ ការដំ ការសង្កត់ការវាយកាត់និងការកិនលោហធាតុជារាង លោហកម្មម្សៅ
លោហធាតុ

ថ្នាក់នេះរាប់បញ្ចូល៖

- ការដំ ការសង្កត់ ការវាយកាត់ ការកិនជារាង
- ការស្តារលាយម្សៅលោហធាតុ ៖ ផលិតកម្មវត្ថុធ្វើពីលោហធាតុដោយផ្ទាល់ពីម្សៅ
លោហធាតុតាមវិធីប្រព្រឹត្តិកម្មកម្ដៅ ឬប្រើសម្ពាធសង្កត់

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការផលិតម្សៅលោហធាតុ (មើល ២៤១០ ២៤២០)។

២៥៩២ ២៥៩២០ ប្រព្រឹត្តិកម្ម និងការពាសលោហធាតុ ការក្រឡឹង

ថ្នាក់នេះរាប់បញ្ចូល៖

- ការជ្រលក់ អាណូដរូបនីយកម្មលោហធាតុ ។ល។
- ប្រព្រឹត្តិកម្មកម្ដៅលោហធាតុ
- ក្រឡឹកដោយរំញុំរ បាញ់ខ្សាច់ ក្រឡឹកដោយរង្វិល ការសម្អាតលោហធាតុ
- ការដាក់ពណ៌ និងឆ្លាក់លោហធាតុ
- ការស្រោបលោហធាតុដោយអលោហធាតុ៖
 - ពាសដោយប្លាស្ទិក ដោយស្រទាប់អណាមែលធ្វើឲ្យភ្លឺ ដោយស្រទាប់ទឹក
ថ្នាំគីមី ។ល។
- ការធ្វើឲ្យរឹង ការខាត់ដោយលោហធាតុឲ្យភ្លឺ (ខាត់ដោយប្រើកំណាត់ទន់)
- ការចោះរន្ធ ក្រឡឹងវិល ក្រឡឹងចម្រុះ ធ្វើឲ្យស៊ីករិចរិល ឈូសឲ្យផ្ទៃរាបស្មើ រំលឹង
រុស ពង្រាប អារ ឆាប សំលៀង ប៉ូលា ផ្សារ តភ្ជាប់ ។ល។ នៃការងារជាងដែក
- ការកាត់ និងសរសេរលើលោហធាតុដោយកាំរស្មីឡាស៊ែរ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- សកម្មភាព បោះដែកលើក្រចកជើងសេះ (មើល ០១៦២)
- កិន ពាសលោហធាតុមានតម្លៃលើលោហធាតុមូលដ្ឋាន ឬលោហធាតុផ្សេងទៀត
(មើល ២៤២០)។

២៥៩៣ ២៥៩៣០ កម្មន្តសាល គ្រឿងកាំបិតឧបករណ៍ដៃនិងគ្រឿងដែកប្រើប្រាស់ទូទៅ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល គ្រឿងកាំបិតប្រើប្រាស់ក្នុងផ្ទះ ដូចជា កាំបិត សម ស្លាបព្រា ។ល។
- កម្មន្តសាល គ្រឿងកាំបិតដទៃទៀត៖
 - កាំបិតចិញ្ច្រាំសាច់ និងកាំបិតកាប់សាច់
 - ឡាមកោរ និងផ្លែឡាម
 - កន្ត្រៃ និងតុងដីកាត់សក់
- កម្មន្តសាល កាំបិត និងផ្លែកាំបិតកាត់សម្រាប់ប្រើក្នុងម៉ាស៊ីន ឬគ្រឿងមេកានិកផ្សេងៗ
- កម្មន្តសាល ឧបករណ៍ដៃ ដូចជា ដង្កាប់ ទូរណ៍វីស ។ល។
- កម្មន្តសាល ឧបករណ៍ដែកសិកម្មមិនប្រើថាមពល
- កម្មន្តសាល រណារ និងផ្លែរណារ រាប់បញ្ចូលទាំង ផ្លែរណារខ្សែ និងផ្លែរណារច្រវាក់
- កម្មន្តសាល ឧបករណ៍ដែលអាចដោះដូរបាន សម្រាប់ឧបករណ៍ដៃ ទោះជាប្រើឬមិនប្រើថាមពលក៏ដោយ ឬសម្រាប់ម៉ាស៊ីនឧបករណ៍នេះ ផ្លែស្វាន ផ្លែពន្លាក ផ្លែម៉ាស៊ីនក្រឡឹង ។ល។
- កម្មន្តសាល ឧបករណ៍សង្កត់
- កម្មន្តសាល ឧបករណ៍ជាងដំដែក ៖ ចង្ក្រានដុតដែក ទ្រនាប់ដំដែក ។ល។
- កម្មន្តសាល ប្រអប់ពុម្ព និងពុម្ព (លើកលែង តែពុម្ពចាក់ដុំដែក)
- កម្មន្តសាល អង្គ ដង្កៀប
- កម្មន្តសាល សោត្រដោក សោ កូនសោ ត្រចៀកទ្វារ និងវត្ថុស្រដៀងគ្នានឹងគ្រឿងដែកសម្រាប់សំណង់ សម្រាប់គ្រឿងសង្ហារឹម និងសម្រាប់យានជំនិះ ។ល។
- កម្មន្តសាល កាំបិតស្មៀត ដាវ ចំពុះទុង ។ល។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល គ្រឿងប្រើប្រាស់ដែលមានប្រហោង (ឆ្នាំង កំសៀវ ។ល។) គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ (ចានគោម ថាស ។ល។) ឬគ្រឿងប្រើប្រាស់មានរាងសំប៉ែត (ចានសំប៉ែត ចាន ទ្រនាប់ ។ល។) (មើល ២៥៩៩)
- កម្មន្តសាល ឧបករណ៍ដៃដោយថាមពល (មើល ២៨១៨)
- កម្មន្តសាល ពុម្ពចាក់ដុំលោហធាតុ (មើល ២៨២៣)
- កម្មន្តសាល គ្រឿងកាំបិតពីលោហធាតុមានតម្លៃ (មើល ៣២១១)។

២៥៩៤ ២៥៩៤០ កម្មន្តសាល ធុងមានដៃយូរ កំប៉ុងធុងធំនិងកុងតេណ័រ ស្រដៀងគ្នា ធ្វើពីលោហធាតុ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ធុងមានដៃយូរ កំប៉ុង ធុងធំ បោត ប្រអប់
- កម្មន្តសាល កំប៉ុងតូចៗ និងកំប៉ុងសម្រាប់ដាក់ផលិតផលម្ហូបអាហារ បំពង់ និងប្រអប់ដែលអាចបត់បាន
- កម្មន្តសាល គ្រឿងគន្លឹះទ្វារធ្វើពីលោហធាតុ។

២៥៩៥ ២៥៩៥០ កម្មន្តសាល ផលិតផលខ្សែច្រវាក់រឺស័រនិងរឺសមូល (លើកលែងខ្សែកាបធ្វើពីលោហធាតុ)

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល របស់របរធ្វើពីលូសសរសៃ ៖ លូសបន្លា លូសរបង លូសសំណាញ់ធំ លូសសំណាញ់តូច កំណាត់លោហធាតុ ។ល។
- កម្មន្តសាល ប៊ូឡុង ខ្មៅ អេក្រូ និងផលិតផលមានខ្សែខ្មៅ ស្រដៀងគ្នា
- កម្មន្តសាល រឺស័រ (លើកលែង រឺស័រនាឡិកាដៃ)៖
 - ចន្ទាស រឺស័រមានរាងជាខ្សែខ្មៅ រឺស័រជាដងរមូល
 - សន្លឹកចន្ទាស
- កម្មន្តសាល ច្រវាក់ លើកលែងតែច្រវាក់អូសម៉ាស៊ីន។

២៥៩៩ កម្មន្តសាល ផលិតផលពីលោហធាតុកែច្នៃ ដទៃទៀតដែលពុំបានរាប់បញ្ចូល

២៥៩៩១ កម្មន្តសាល ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ

២៥៩៩៩ កម្មន្តសាល ផលិតផលពីលោហធាតុកែច្នៃ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ខ្សែកាបលោហធាតុ បន្ទះសំណាញ់លោហធាតុ និងរបស់របរប្រហាក់ប្រហែលគ្នា
- កម្មន្តសាល ខ្សែកាបលោហធាតុគ្មានអ៊ីសូឡង់ ឬមានអ៊ីសូឡង់ ប៉ុន្តែមិនអាចប្រើប្រាស់សម្រាប់ចម្លងចរន្តអគ្គិសនី
- កម្មន្តសាល ដែកគោល និងកន្ត្រាស់
- កម្មន្តសាល ដែកគោលមិន កាក់ទ្រនាប់ក្បាលខ្មៅ និងផលិតផល ស្រដៀងគ្នាដែលគ្មានខ្សែខ្មៅ
- កម្មន្តសាល ផលិតផលពីម៉ាស៊ីនក្រឡឹងស្វយ័តប្រវត្តិ

- កម្មន្តសាល របស់របរប្រើក្នុងផ្ទះពីលោហធាតុ៖
 - គ្រឿងប្រើប្រាស់មានរាងសំប៉ែត ៖ បានទាប បានទ្រនាប់ ។ល។
 - គ្រឿងប្រើប្រាស់ដែលមានរាងប្រហោង ៖ ឆ្នាំង កំសៀវ ។ល។
 - គ្រឿងប្រើប្រាស់សម្រាប់បរិភោគ ៖ បានគោម ថាស ។ល។
 - ខ្លះឆាក្រឡម ខ្លះឆាសំប៉ែត និងគ្រឿងសម្ភារៈប្រើប្រាស់សម្រាប់តុបតែង និងឧបករណ៍ផ្ទះបាយដទៃទៀតដែលមិនប្រើអគ្គិសនី
 - ប្រដាប់ប្រដារតូចៗ ប្រើប្រាស់ក្នុងផ្ទះបាយប្រើដោយដៃ និងគ្រឿងបន្សុំ
 - ទ្រនាប់ដុសលាងឆ្នាំពីលោហធាតុ
- កម្មន្តសាល អាងងូតទឹក អាងលុបមុខ អាងលាងបាន/លាងដៃ និងរបស់របរស្រដៀងគ្នា
- កម្មន្តសាល ផលិតផលពីលោហធាតុប្រើក្នុងការិយាល័យ លើកលែងគ្រឿងសង្ហារឹម
- កម្មន្តសាល ទូដែក ប្រអប់សុវត្ថិភាព ទ្វារការពារគ្រាប់កាំភ្លើង ។ល។
- កម្មន្តសាល របស់របរពីលោហធាតុដទៃទៀត៖
 - ស្លាបចក្រកប៉ាល់ និងផ្លែស្លាបចក្រ
 - យុធា
 - កណ្តឹង
 - កំណល់ផ្លូវដែក
 - ទំពាក់មានគន្លឹះបិទ-បើក ទំពាក់ក្បាលខ្សែក្រវាត់ ទំពាក់ស្នូចឥវ៉ាន់
- កម្មន្តសាល ស្បោងធ្វើពីលោហធាតុស្តើង
- កម្មន្តសាល មេដៃកនក់
- កម្មន្តសាល បំពង់ទឹកក្តៅពីលោហធាតុ និងដប
- កម្មន្តសាល ផ្លាកសញ្ញាពីលោហធាតុ (មិនប្រើអគ្គិសនី)
- កម្មន្តសាល ផ្លាកភ្ជាប់សម្លៀកបំពាក់ និងគ្រឿងសម្គាល់ខ្លួនយោធាធ្វើពីលោហធាតុ
- កម្មន្តសាល គ្រឿងអិតសក់ ដងឆ្និត និងឆ្នឹងឆ្និត ក្រាសសិតសក់ ពីលោហធាតុ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល មេដៃកនក់សេវាមិក និងពីរ៉ែដែលមានជាតិមេដៃកច្រើន (មើល ២៣៩៣)
- កម្មន្តសាល ធុង និងអាងស្តុកទឹក (មើល ២៥១២)
- កម្មន្តសាល ដាវ ចំពុះទុង (មើល ២៥៩៣)
- កម្មន្តសាល រ៉ឺស័រសម្រាប់នាឡិកាប៉ោល និងនាឡិកាដៃ (មើល ២៦៥២)
- កម្មន្តសាល ខ្សែលូស និងខ្សែកាបសម្រាប់ចម្លងចរន្តអគ្គិសនី (មើល ២៧៣២)
- កម្មន្តសាល ច្រវាក់អូសម៉ាស៊ីន (មើល ២៨១៤)
- កម្មន្តសាល រទេះដាក់ឥវ៉ាន់ក្នុងហាងលក់ទំនិញ (មើល ៣០៩៥)
- កម្មន្តសាល គ្រឿងសង្ហារឹមធ្វើពីលោហធាតុ (មើល ៣១០០)
- កម្មន្តសាល សម្ភារៈកីឡា (មើល ៣២៣០)
- កម្មន្តសាល ហ្គោម និងឧបករណ៍ក្មេងលេង (មើល ៣២៤០)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២៦ ៖ កម្មន្តសាល ផលិតផលកុំព្យូទ័រអេឡិចត្រូនិកនិងអុបទិក

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២៦១			កម្មន្តសាល គ្រឿងបង្កើនអេឡិចត្រូនិក
	២៦១១	២៦១១០	កម្មន្តសាល សន្ទះ និងបំពង់ អេឡិចត្រូនិក

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល អំពូលអេឡិចត្រូនិក
- កម្មន្តសាល គ្រឿងភ្ជាប់អេឡិចត្រូនិក
- ក្រុមនេះក៏រាប់បញ្ចូលផងដែរនូវ ៖
- កម្មន្តសាល ខ្សែព្រីនធ័រ ខ្សែម៉ូនីទ័រ ខ្សែយូអេសប៊ីខ្សែតភ្ជាប់គ្នា ។ល។

២៦១២ ២៦១២០ កម្មន្តសាល ស៊ីមីកុងឌុចទ័រ និងគ្រឿងបង្កើនអេឡិចត្រូនិកដទៃទៀត

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល កាប៉ាស៊ីទ័រអេឡិចត្រូនិក
- កម្មន្តសាល វ៉េស៊ីស្តរអេឡិចត្រូនិក
- កម្មន្តសាល មីក្រូប្រសេសស័រ
- កម្មន្តសាល ប៊ែរព្រីនធ័រសៀគ្វីប៊ិច
- កម្មន្តសាល សៀគ្វីបង្រួម (អាណាឡូក ឌីជីថល ឬហាយប៊្រីត)
- កម្មន្តសាល ឌីយ៉ូតត្រង់ស៊ីស្ត័រ និងគ្រឿងភ្ជាប់ពាក់ព័ន្ធផ្សេងទៀត
- កម្មន្តសាល អាំងឌុចទ័រ (ដូចជា បូមីន ត្រង់ស្វូ) ប្រភេទគ្រឿងបង្កើន អេឡិចត្រូនិក
- កម្មន្តសាល គ្រឿងស្គាល់អេឡិចត្រូនិក និងគ្រឿងដំឡើងពីគ្រឿងស្គាល់
- កម្មន្តសាល សូឡេណូអ៊ីត កុងតាក់ និងឧបករណ៍បំប្លែងសម្រាប់គ្រឿងអេឡិចត្រូនិក
- កម្មន្តសាល គ្រាប់ឡុកឡាក់ ឬវ៉ាហ្វឺរ ស៊ីមីកុងឌុចទ័រ ពាក់កណ្តាលសម្រេច ឬសម្រេច
- កម្មន្តសាល កាតអ៊ីនធ័រហ្វេស (ឧ. សំឡេង រូបភាព បណ្តាញឧបករណ៍ល្បឿនម៉ូឌឹម)
- កម្មន្តសាល គ្រឿងបង្កើនបញ្ចេញរូបភាព (ប្លាស្មា ប៉ូលីមែរ អិលស៊ីឌី)
- កម្មន្តសាល ឌីយ៉ូតបញ្ចេញពន្លឺ (LED)
- ការផ្គុំគ្រឿងបង្កើននៅក្នុងបន្ទះសៀគ្វីបោះពុម្ព (PCB)។

២៦២ កម្មន្តសាល កុំព្យូទ័រនិងគ្រឿងតភ្ជាប់ជាមួយកុំព្យូទ័រ

២៦២១ ២៦២១០ កម្មន្តសាល និង/ឬ តំឡើងកុំព្យូទ័រអេឡិចត្រូនិក

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល កុំព្យូទ័រខ្នាតធំ
- កម្មន្តសាល កុំព្យូទ័រចល័ត
- កម្មន្តសាល គ្រោងសំខាន់របស់កុំព្យូទ័រ
- កម្មន្តសាល កុំព្យូទ័រយូរដៃ (ឧ. PDA)
- កម្មន្តសាល សើហ្វេរី ។

២៦២២ ២៦២២០ កម្មន្តសាល គ្រឿងបន្លាស់កុំព្យូទ័រ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឌីសដោយម៉ាញ៉េទិក ហ្គាសដោយ និងគ្រឿងផ្ទុកច្រើនមុខដទៃទៀត
- កម្មន្តសាល ឌីសដោយអុបទិក (ឧ. CD-RW, CD-ROM, DVD-ROM, DVDRW)
- កម្មន្តសាល ព្រីនធ័រ
- កម្មន្តសាល ម៉ូនីទ័រ
- កម្មន្តសាល បន្ទះវាយអក្សរ (យឺបិត)
- កម្មន្តសាល ឧបករណ៍ចង្អុល (មេរ៉ាស់) ដៃកាន់បញ្ជាហ្គេម គ្រឿងបន្លាស់បន្សំឆ្លើបញ្ជា
- កម្មន្តសាល កន្លែងបំពាក់កុំព្យូទ័រក្នុងគោលបំណងពិសេស
- កម្មន្តសាល ម៉ាស៊ីនស្កែន រាប់បញ្ចូលទាំង ម៉ាស៊ីនស្កែនសញ្ញាឆ្លុត
- កម្មន្តសាល ម៉ាស៊ីនអានកាត
- កម្មន្តសាល មូកវ៉ែនតាបង្ហាញពីរូបភាពពិត
- កម្មន្តសាល ឧបករណ៍បញ្ចាំងតនឹងកុំព្យូទ័រ (video beamers)
- ក្រុមនេះក៏រាប់បញ្ចូលផងដែរនូវ ៖
- កម្មន្តសាល កន្លែងបំពាក់កុំព្យូទ័រ ដូចជា ម៉ាស៊ីនដកប្រាក់
- កម្មន្តសាល ឧបករណ៍មួយដែលមានមុខងារច្រើនសម្រាប់ប្រើក្នុងការិយាល័យ ដូចជា ម៉ាស៊ីនហ្វាក់ ស្កែន និងថតចម្លង រួមបញ្ចូលគ្នា។

២៦៣ កម្មន្តសាល បរិក្ខារទូរគមនាគមន៍

២៦៣១ ២៦៣១០ កម្មន្តសាល បរិក្ខារទូរគមនាគមន៍ (លើកលែងបរិក្ខារទូរគមនាគមន៍ឥតខ្សែ)

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល បរិក្ខារទូរស័ព្ទ និងម៉ាស៊ីនហ្វាក់ រាប់បញ្ចូល ម៉ាស៊ីនឆ្លើយតបសូយ ប្រវត្តិលើទូរស័ព្ទ
- កម្មន្តសាល ទូរស័ព្ទឥតខ្សែ
- កម្មន្តសាល បរិក្ខារដោះដូរជាលក្ខណៈឯកជន (ទូរសព្ទប្រើជាឯកជន ក្នុងក្រុមហ៊ុន)
- កម្មន្តសាល បរិក្ខារទូរគមនាគមន៍ជួរកម្រិតខ្ពស់ ដូចជា ល្បែងសង់ស្ពានដែលប្រើប្រព័ន្ធកុំព្យូទ័រ(bridges) ឧបករណ៍បញ្ជូនទិន្នន័យនៅក្នុងប្រព័ន្ធកុំព្យូទ័រ(routers) និងឧបករណ៍ភ្ជាប់ប្រព័ន្ធកុំព្យូទ័រមួយទៀតដែលមានមុខងារផ្សេងគ្នា(gateways)
- កម្មន្តសាល ម៉ូឌឹម និងបរិក្ខារបញ្ជូនទិន្នន័យ។

២៦៣២ ២៦៣២០ កម្មន្តសាល បរិក្ខារទូរគមនាគមន៍ឥតខ្សែ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឧបករណ៍ទទួលសារខ្នាតតូចៗ
- កម្មន្តសាល ទូរស័ព្ទដៃ
- កម្មន្តសាល បរិក្ខារទូរគមនាគមន៍ចល័ត។

២៦៣៩ ២៦៣៩០ កម្មន្តសាល បរិក្ខារទូរគមនាគមន៍ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល បរិក្ខារតភ្ជាប់នៃមណ្ឌលកណ្តាល
- កម្មន្តសាល អង្គតែនបញ្ជូន និងអង្គតែនទទួលទិន្នន័យ
- កម្មន្តសាល បរិក្ខារទូរទស្សន៍ខ្សែកាប
- កម្មន្តសាល ស្ទូឌីយោវិទ្យុ និងទូរទស្សន៍ និងបរិក្ខារផ្សាយវិទ្យុ រាប់បញ្ចូលទាំងកាមេរ៉ាទូរទស្សន៍
- កម្មន្តសាល ប្រព័ន្ធប្រកាសអាសន្នពេលមានមនុស្សឆ្លងកាត់ និងមានអគ្គិភ័យតាមការបញ្ជូនសញ្ញាទៅស្ថានីយត្រួតពិនិត្យ
- កម្មន្តសាល ឧបករណ៍បញ្ជូនទិន្នន័យតាមវិទ្យុ និងទូរទស្សន៍
- កម្មន្តសាល ឧបករណ៍បញ្ជូនទិន្នន័យតាមកាំរស្មី (ឧបករណ៍បញ្ជាពីចម្ងាយ)។

២៦៤ កម្មន្តសាល គ្រឿងប្រើប្រាស់អេឡិចត្រូនិក

២៦៤១ ២៦៤១០ កម្មន្តសាល និង/ឬដំឡើងទូរទស្សន៍

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ទូរទស្សន៍
- កម្មន្តសាល អេក្រង់ទូរទស្សន៍។

២៦៤២ ២៦៤២០ កម្មន្តសាល បរិក្ខារថតសំឡេង និងរូបភាព បរិក្ខារទទួល និងថតចម្លង(លើក
លែងទូរទស្សន៍)

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឧបករណ៍ចាក់កាស៊ីយ៉េតដេអូ និងបរិក្ខារថតចម្លង
- កម្មន្តសាល ប្រព័ន្ធថតសំឡេង និងថតចម្លង
- កម្មន្តសាល បរិក្ខារសំឡេងស្តេរ៉េអូ (សំឡេងចែកចេញពីគ្នា)
- កម្មន្តសាល វិទ្យុទទួលសំឡេង
- កម្មន្តសាល កាមេរ៉ាដេអូ ប្រភេទប្រើប្រាស់ធម្មតា
- កម្មន្តសាល ឧបករណ៍ចាក់ CD និង DVD។

២៦៤៩ ២៦៤៩០ កម្មន្តសាល គ្រឿងប្រើប្រាស់អេឡិចត្រូនិក ដទៃទៀតដែលពុំបានរាប់
បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ប្រព័ន្ធពន្លឺសំឡេង
- កម្មន្តសាល ឧបករណ៍ចាក់ឌីសសម្រាប់ប្រើប្រាស់ដោយដាក់កាក់(jukeboxes)
- កម្មន្តសាល អំពូលសម្រាប់ឧបករណ៍តន្ត្រី និងប្រព័ន្ធផ្សាយជា
សាធារណៈ
- កម្មន្តសាល មីក្រូហ្វូន (ឧទាហរណ៍សនសព្ទ)
- កម្មន្តសាល ម៉ាស៊ីនច្រៀងចម្រៀងកាវ៉ាអូខេ
- កម្មន្តសាល ប្រដាប់ស្តាប់សំឡេងភ្ជាប់ត្រចៀក (ឧ. វិទ្យុ ស្តេរ៉េអូ កុំព្យូទ័រ)
- កម្មន្តសាល ទូរដេអូហ្គេម។

២៦៥

កម្មន្តសាល បរិក្ខាររង្វាស់ធ្វើតេស្ត រកទិស និងត្រួតពិនិត្យ នាឡិកាដៃ និង នាឡិកាព្យួរជញ្ជាំង

២៦៥១ ២៦៥១០ កម្មន្តសាល បរិក្ខាររង្វាស់ ធ្វើតេស្ត រកទិស និងត្រួតពិនិត្យ

ថ្នាក់នេះរាប់បញ្ចូល កម្មន្តសាល នៃការស្វែងរក រុករក រកទិស ណែនាំ ប្រព័ន្ធអាកាសចរណ៍ និងនាវាចរ ឧបករណ៍ត្រួតពិនិត្យ និងកែសម្រួលដោយស្វ័យប្រវត្តិ ដែលប្រើនៅក្នុង៖ ម៉ាស៊ីនកម្ដៅ ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងសម្ភារៈប្រើប្រាស់ដទៃ ឧបករណ៍ និងបរិក្ខារសម្រាប់វាស់វែង ការបង្ហាញ ការបញ្ជាក់ ការកត់ត្រាទុក ការផ្សាយ និងការត្រួតពិនិត្យដំណើរការឧស្សាហកម្មផ្សេងៗ ដូចជា៖ សីតុណ្ហភាព សំណើម សម្ពាធសុញ្ញកាស ចំហេះ លំហូរ កម្រិតនីវ៉ូ ភាពអន្លូល ដង់ស៊ីតេ កម្រិតអាស៊ីដ កំហាប់ និងរង្វិល ឧបករណ៍រាប់ចំនួន (ឧ. ការចុះបញ្ជី) ឧបករណ៍វាស់កម្រិតវត្តរាវ និងឧបករណ៍រាប់ចំនួន ធ្វើតេស្តលក្ខណៈអគ្គិសនី សញ្ញាអគ្គិសនី ឧបករណ៍ និងប្រព័ន្ធគ្រប់គ្រង មន្ទីរពិសោធន៍សម្រាប់វិភាគសមាសភាពរូប ឬគីមី ឬកំហាប់នៃគំរូរុករក រាវ ឧស្ម័ន ឬសមាសធាតុ និងរង្វាស់ដទៃទៀត និងឧបករណ៍ធ្វើតេស្តដទៃទៀត និងគ្រឿងបំណែករបស់វា។ កម្មន្តសាល បរិក្ខាររង្វាស់ ធ្វើតេស្ត រកទិស និងត្រួតពិនិត្យ (លើកលែងឧបករណ៍ មេកានិកសាមញ្ញ) ត្រូវបានរាប់បញ្ចូលនៅទីនេះ។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឧបករណ៍ភ្ជាប់ម៉ាស៊ីនយន្តហោះ
- កម្មន្តសាល បរិក្ខារធ្វើតេស្តការបញ្ចេញផ្សែងរបស់យានយន្ត
- កម្មន្តសាល ឧបករណ៍ឧត្តនិយម
- កម្មន្តសាល បរិក្ខារត្រួតពិនិត្យ និងធ្វើតេស្តលក្ខណៈរូប
- កម្មន្តសាល ម៉ាស៊ីនប៉ូលីក្រាហ្វ (polygraph)សម្រាប់វាស់ចង្វាក់បេះដូង ដោយគូរក្រាហ្វិកលើក្រដាស
- កម្មន្តសាល ឧបករណ៍រង្វាស់ និងធ្វើតេស្តអគ្គិសនី និងសញ្ញាអគ្គិសនី (រាប់បញ្ចូលទាំងសម្រាប់ទូរគមនាគមន៍)
- កម្មន្តសាល ឧបករណ៍រុករកកាយសាយភាយកាំរស្មី និងតាមដាន
- កម្មន្តសាល មីក្រូទស្សន៍អេឡិចត្រូនិក និងប្រូតុង
- កម្មន្តសាល ឧបករណ៍អង្កេតស្ទាបស្ទង់
- កម្មន្តសាល ឧបករណ៍សីតុណ្ហមាត្រប្រើវត្តរាវក្នុងកែវ និងប្រភេទប្រើពីលោហធាតុចំនួនពីរមុខ (លើកលែងប្រើប្រាស់ក្នុងវេជ្ជសាស្ត្រ)
- កម្មន្តសាល ឧបករណ៍វាស់សំណើម
- កម្មន្តសាល ឧបករណ៍ពិនិត្យកម្រិតហាយដ្រូនិក (hydronic)
- កម្មន្តសាល ឧបករណ៍ត្រួតពិនិត្យអណ្តាតភ្លើង និងការដុត
- កម្មន្តសាល ស្សឹកត្រូម៉ែត្រ
- កម្មន្តសាល នាឡិកាវាស់សម្ពាធខ្យល់ ឬឧស្ម័ន
- កម្មន្តសាល ឧបករណ៍វាស់ការប្រើប្រាស់ (ឧ. ទឹក ឧស្ម័ន)
- កម្មន្តសាល ឧបករណ៍វាស់ចរន្តហូរ និងបរិមាណ
- កម្មន្តសាល ឧបករណ៍រាប់ចំនួនមនុស្ស

- កម្មន្តសាល ឧបករណ៍រកមីន ប្រេកង់អគ្គិសនី រាវរកលោហធាតុ
- កម្មន្តសាល បរិក្ខារស្វែងរក រុករក រកទិស សម្រាប់អាកាសចរណ៍ និងនាវាចរ រាប់បញ្ចូលទាំងឧបករណ៍ផ្តល់សំឡេងក្នុងទឹក (sonobuoy)
- កម្មន្តសាល បរិក្ខាររ៉ាដា
- កម្មន្តសាល គ្រឿងវាស់វែងភូមិសាស្ត្រ GPS (Global Positioning System)
- កម្មន្តសាល ឧបករណ៍ត្រួតពិនិត្យបរិយាកាសដោយសូយប្រវត្តិ
- កម្មន្តសាល ឧបករណ៍វាស់វែង និងឧបករណ៍កត់ត្រា (ឧ. ឧបករណ៍កត់ត្រាការហោះហើររបស់យន្តហោះ)
- កម្មន្តសាល ឧបករណ៍រកចលនា
- កម្មន្តសាល ឧបករណ៍វិភាគក្នុងមន្ទីរពិសោធន៍ (ឧ. ឧបករណ៍ធ្វើតេស្តឈាម)
- កម្មន្តសាល ជញ្ជីងមន្ទីរពិសោធន៍ ប្រដាប់ភ្ជាស់ និងឧបករណ៍វាស់ស្ទង់ ធ្វើតេស្តផ្សេងទៀតក្នុងមន្ទីរពិសោធន៍ ។ល។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ម៉ាស៊ីនឆ្លើយតបដោយសូយប្រវត្តិលើទូរស័ព្ទ (មើល ២៦៣)
- កម្មន្តសាល បរិក្ខារបំភាយកាំរស្មី (មើល ២៦៦០)
- កម្មន្តសាល គ្រឿងវាស់ និងត្រួតពិនិត្យដោយអុបទិក និងឧបករណ៍ (ឧ. បរិក្ខារត្រួតពិនិត្យអគ្គិភ័យ វាស់ពន្លឺក្នុងការថតរូប វាស់ចម្ងាយ) (មើល ២៦៧១)
- កម្មន្តសាល បរិក្ខារវាស់ទីតាំងដោយអុបទិក (មើល ២៦៧១)
- កម្មន្តសាល ម៉ាស៊ីនកត់ត្រាពាក្យ (មើល ២៨១៧)
- កម្មន្តសាល ឧបករណ៍ ម៉ែត្រកម្ពស់ ម៉ែត្រខ្សែ និងឧបករណ៍ប្រហាក់ប្រហែលគ្នាឧបករណ៍មេកានិកជាក់លាក់ (មើល ២៨១៩)
- កម្មន្តសាល សីតុណ្ហមាត្រប្រើក្នុងវេជ្ជសាស្ត្រ (មើល ៣២៥០)
- កម្មន្តសាល ការដំឡើងគ្រឿងបរិក្ខារត្រួតពិនិត្យដំណើរការឧស្សហកម្ម (មើល ៣៣២០)។

២៦៥២ ២៦៥២០ កម្មន្តសាល នាឡិកាដៃនិងនាឡិកាព្យួរជញ្ជាំង

ថ្នាក់នេះរាប់បញ្ចូល កម្មន្តសាល នាឡិកាដៃ នាឡិកាព្យួរជញ្ជាំង និងយន្តការកំណត់ពេល និងគ្រឿងបំណែករបស់វា។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល នាឡិកាដៃ និងនាឡិកាព្យួរជញ្ជាំងគ្រប់ប្រភេទ រាប់បញ្ចូលទាំងឧបករណ៍ប៉ាណែលនាឡិកា
- កម្មន្តសាល គូនាឡិកាដៃ និងនាឡិកាព្យួរជញ្ជាំង រាប់បញ្ចូលទាំងគូធ្វើពីលោហធាតុមានតម្លៃ
- កម្មន្តសាល បរិក្ខារកត់ត្រាពេលវេលា និងបរិក្ខារសម្រាប់វាស់វែង កត់ត្រា និងបង្ហាញអំពីចន្លោះពេលវេលាជាមួយចលនានាឡិកាដៃ ឬនាឡិកាព្យួរជញ្ជាំង ឬជាមួយម៉ូនីទ័រស៊ីនក្រូនីស ដូចជា៖
 - នាឡិកាកត់ត្រារយៈពេលចតយានយន្ត
 - នាឡិកាពេលវេលា
 - នាឡិកាគ្រាបោះបញ្ជាក់ពីពេលវេលា កាលបរិច្ឆេទ
 - នាឡិកាកំណត់ពេលដំណើរការ
- កម្មន្តសាល កុងតាក់នាឡិកាជាមួយចលនានាឡិកាដៃ ឬនាឡិកាព្យួរជញ្ជាំង ឬជាមួយម៉ូនីទ័រស៊ីនក្រូនីស៖
 - សោបិទបើកដោយកំណត់ពេលវេលា (time clock)
- កម្មន្តសាល គ្រឿងបង្គុំសម្រាប់នាឡិកាព្យួរជញ្ជាំង និងនាឡិកាដៃ៖
 - គ្រឿងធ្វើចលនានាឡិកាដៃ និងនាឡិកាព្យួរជញ្ជាំងគ្រប់ប្រភេទ
 - រ៉ឺស័រ កញ្ចក់ គន្លឹះមូល ទ្រនិចចង្កុលលេខ បន្ទះមុខមានលេខ ប៉ោលយោលនៅក្នុងនាឡិកាដៃ និងគ្រឿងបំណែកផ្សេងៗទៀត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ខ្សែនាឡិកាដៃលម្អិតមែនលោហធាតុ (កំណាត់ ស្បែក ឆ្នាស្លឹក) (មើល ១៥១២)
- កម្មន្តសាល ខ្សែនាឡិកាពីលោហធាតុមានតម្លៃ (មើល ៣២១១)
- កម្មន្តសាល ខ្សែនាឡិកាពីលោហធាតុគ្មានតម្លៃ (មើល ៣២១២)។

២៦៦	កម្មន្តសាល បរិក្ខារបំភាយកាំរស្មី អេឡិកត្រូផ្លូរូស្កូ និងព្យាបាលដោយអគ្គិសនី
២៦៦០	២៦៦០០ កម្មន្តសាល បរិក្ខារបំភាយកាំរស្មី អេឡិកត្រូផ្លូរូស្កូនិងព្យាបាលដោយអគ្គិសនី

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល បរិក្ខារ និងអំពូលបំភាយកាំរស្មី (ឧ. ឧស្សាហកម្មពិនិត្យវិនិច្ឆ័យរោគ ព្យាបាលជំងឺ ស្រាវជ្រាវ វិទ្យាសាស្ត្រ)៖
 - កាំរស្មីប៊ែតា ហ្គាម៉ា កាំរស្មីអ៊ិច ឬបរិក្ខារបំភាយកាំរស្មីដទៃទៀត
- កម្មន្តសាល ម៉ាស៊ីន ស៊ីធី ឆែន (CT scanners)
- កម្មន្តសាល ម៉ាស៊ីន PET ឆែន
- កម្មន្តសាល បរិក្ខាររូបភាពវេជ្ជសាស្ត្រម៉ាញ៉េតិក (MRI)
- កម្មន្តសាល បរិក្ខារអ៊ុលត្រាសំឡេង
- កម្មន្តសាល អេឡិកត្រូកាឌីយ៉ូក្រាហ្វ (មើលរង្វាស់បេះដូងដោយចរន្តអគ្គិសនី)
- កម្មន្តសាល បរិក្ខារពេទ្យ ឆ្លុះដោយអគ្គិសនី
- កម្មន្តសាល បរិក្ខារពេទ្យប្រើកាំរស្មីឡាស៊ែរ
- កម្មន្តសាល គ្រឿងជំនួយចលនាបេះដូង បង្កប់នៅក្នុងខ្លួន (បេះដូងសិប្បនិម្មិត)
- កម្មន្តសាល គ្រឿងជំនួយការស្តាប់

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាល បរិក្ខារបំភាយកាំរស្មីលើម្ហូបអាហារ និងទឹកដោះគោ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ឧបករណ៍វិភាគក្នុងមន្ទីរពិសោធន៍ (ឧ. បរិក្ខារធ្វើតេស្តឈាម) (មើល ២៦៥១)
- កម្មន្តសាល គ្រែបញ្ជូនកាំរស្មីអ៊ុលត្រាវីយូឡេសម្រាប់ព្យាបាលស្បែក (មើល ២៧៩០)។

២៦៧	កម្មន្តសាល ឧបករណ៍និងគ្រឿងបរិក្ខារអុបទិក
-----	--

២៦៧១	២៦៧១០ កម្មន្តសាល ឧបករណ៍ថតរូប
------	------------------------------

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល កាមេរ៉ាប្រើហ្វីល និងកាមេរ៉ាឌីជីថល។

២៦៧៩ ២៦៧៩០ កម្មន្តសាល ឧបករណ៍អុបទិកនិងឧបករណ៍ថតរូបដទៃទៀត ដែលពុំបាន រាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល កញ្ចក់ឡង់ទី និងព្រីស
- កម្មន្តសាល មីក្រូទស្សន៍អុបទិក កែវយឺតជិត និងកែវយឺតឆ្ងាយ
- កម្មន្តសាល កញ្ចក់ឆ្លុះអុបទិក
- កម្មន្តសាល ឧបករណ៍អុបទិកពង្រីករូប
- កម្មន្តសាល ឧបករណ៍អុបទិកដែលជាងមេកានិកប្រើពិនិត្យភាពជាក់លាក់
- កម្មន្តសាល ឧបករណ៍អុបទិកសម្រាប់ផ្លូវផ្ទះ
- កម្មន្តសាល ឧបករណ៍អុបទិកភ្ជាប់កាំភ្លើងសម្រាប់តម្រង់
- កម្មន្តសាល ឧបករណ៍អុបទិកស្ទង់ទីតាំង
- កម្មន្តសាល អុបទិកវាស់វែង និងពិនិត្យ (ឧ. បរិក្ខារត្រួតពិនិត្យ អគ្គីភ័យ ឧបករណ៍វាស់ពន្លឺសម្រាប់ថតរូប និងឧបករណ៍វាស់ចម្ងាយ)
- កម្មន្តសាល ឧបករណ៍បញ្ជាងរូបភាពមានចលនា និងស្នាយ
- កម្មន្តសាល ឧបករណ៍បញ្ជាងក្រដាសថ្លា
- កម្មន្តសាល គ្រឿងដំឡើងឡាស៊ែរ

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- ការពាស ប៉ូលា និងដំឡើងកញ្ចក់ឡង់ទី។

២៦៨ កម្មន្តសាល ឧបករណ៍ផ្សព្វផ្សាយដោយម៉ាញ៉េទិក និងអុបទិក

២៦៨០ ២៦៨០០ កម្មន្តសាល ឧបករណ៍ផ្សព្វផ្សាយធ្វើពីម៉ាញ៉េទិក និងអុបទិក

ថ្នាក់នេះរាប់បញ្ចូលនូវកម្មន្តសាល ឧបករណ៍ថតសំឡេងប្រើម៉ាញ៉េទិក និងអុបទិក។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ខ្សែអត់សំឡេងម៉ាញ៉េទិក និងកាស៊ីយ៉េតដេអូមិនទាន់ថតចម្លង
- កម្មន្តសាល កាស៊ីយ៉េតសំឡេងម៉ាញ៉េទិក និងកាស៊ីយ៉េតដេអូមិនទាន់ថតចម្លង
- កម្មន្តសាល ឌីសស្តេតមិនទាន់បញ្ចូលទិន្នន័យ
- កម្មន្តសាល ឌីសអុបទិកមិនទាន់បញ្ចូលទិន្នន័យ
- កម្មន្តសាល ហាតដ្រាយ (hard drive) សម្រាប់ការផ្សព្វផ្សាយ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល មធ្យោបាយផ្សព្វផ្សាយសារជាថ្មី (កុំព្យូទ័រ សំឡេង វីដេអូ ។ល។)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២៧ ៖ កម្មន្តសាលបរិក្ខារអគ្គិសនី

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២៧១			កម្មន្តសាល ម៉ូទ័រអគ្គិសនីម៉ាស៊ីនភ្លើងត្រង់ស្នូបវិធានចែកចាយអគ្គិសនី និងត្រួតពិនិត្យចរន្តអគ្គិសនី
	២៧១១	២៧១១០	កម្មន្តសាល ម៉ូទ័រអគ្គិសនី ម៉ាស៊ីនភ្លើង ត្រង់ស្នូ និងកុំប្លេម៉ូទ័រ-ម៉ាស៊ីនភ្លើង

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ត្រង់ស្នូបែងចែកចរន្តអគ្គិសនី
- កម្មន្តសាល ត្រង់ស្នូសម្រាប់ផ្សារអគ្គិសនី
- កម្មន្តសាល បាឡាសអំពូលភ្លើង (ដូចជា ត្រង់ស្នូ)
- កម្មន្តសាល ត្រង់ស្នូអនុស្ថានីយចែកចាយថាមពលអគ្គិសនី
- កម្មន្តសាល ឧបករណ៍កែតម្រូវតង់ស្យុងបញ្ជូន និងចែកចាយ
- កម្មន្តសាល ម៉ូទ័រអគ្គិសនី (លើកលែងម៉ូទ័រសម្រាប់បញ្ជូនម៉ាស៊ីនចំហោះក្នុង)
- កម្មន្តសាល ម៉ាស៊ីនភ្លើង (លើកលែងអាល់ទែណេរ៉ូសម្រាប់សាកអាគុយ របស់ម៉ាស៊ីនចំហោះក្នុង)
- កម្មន្តសាល កុំប្លេម៉ូទ័រ-ម៉ាស៊ីនភ្លើង (លើកលែងកុំប្លេម៉ូទ័រ-ម៉ាស៊ីនភ្លើង)
- កម្មន្តសាល កុំប្លេម៉ាស៊ីនភ្លើង (ដែលដើរដោយការបំប្លែងពីថាមពលផ្សេងទៀតដូចជា កម្ដៅ សម្ពាធ មេកានិច)។

២៧១២ ២៧១២០ កម្មន្តសាល វិធានចែកចាយអគ្គិសនី និងត្រួតពិនិត្យអគ្គិសនី

ថ្នាក់នេះរាប់បញ្ចូល៖

- ការរុំ អាម៉ាតូដោយរោងចក្រ
- កម្មន្តសាល ឌីហ្ស៊ែនទ័រអគ្គិសនី
- កម្មន្តសាល ឧបករណ៍សម្រាប់ទប់តង់ស្យុងអគ្គិសនី (surge suppressor សម្រាប់បែងចែកកម្រិតតង់ស្យុង)
- កម្មន្តសាល ប៉ាណែលត្រួតពិនិត្យការបែងចែកចរន្តអគ្គិសនី
- កម្មន្តសាល រឺឡេអគ្គិសនី
- កម្មន្តសាល បំពង់សម្រាប់វិធានបញ្ជាអគ្គិសនី
- កម្មន្តសាល ហ្វាយស៊ីបអគ្គិសនី
- កម្មន្តសាល បរិក្ខារបិទបើកអគ្គិសនី
- កម្មន្តសាល កុងតាក់អគ្គិសនី (លើកលែង កុងតាក់ចុច កុងតាក់ផ្លាត់ កុងតាក់សូឡេណូម៉ឺត) ។

២៧២ កម្មន្តសាល ថ្មពិល និងអាគុយ

២៧២០ ២៧២០០ កម្មន្តសាល ថ្មពិលនិងអាគុយ

ថ្នាក់នេះរាប់បញ្ចូលកម្មន្តសាល ថ្មពិលដែលមិនអាចសាក និងអាចសាកភ្លើងឡើងវិញបាន។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ថ្មពិលបន្ទះតូច និងថ្មពិល៖
 - ថ្មពិលបន្ទះតូចមានសមាសធាតុម៉ង់កាណែសឌីអុកស៊ីត បារ៉េតឌីអុកស៊ីត ប្រាក់អុកស៊ីត ។ល។
- កម្មន្តសាល អាគុយ រួមទាំងគ្រឿងបំណែករបស់វា ដូចជា៖
 - ផ្លាកអាគុយ ធុង គម្រប
- កម្មន្តសាល ថ្មពិលពីអាស៊ីដសំណា
- កម្មន្តសាល ថ្មពិលពីកាតមីញ៉ូមនីកែល (NiCad)
- កម្មន្តសាល ថ្មពិលពី NiMH
- កម្មន្តសាល ថ្មពិលលីច្នូម
- កម្មន្តសាល ថ្មពិលបន្ទះតូច ស្លុត
- កម្មន្តសាល ថ្មពិលបន្ទះតូច សើម។

២៧៣ កម្មន្តសាល ខ្សែភ្លើងនិងគ្រឿងតខ្សែភ្លើង

២៧៣១ ២៧៣១០ កម្មន្តសាល ខ្សែកាបសរសៃអុបទិក

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ខ្សែកាបសរសៃអុបទិកសម្រាប់ការបញ្ជូនទិន្នន័យ ឬការបញ្ជូនរូបភាពផ្ទាល់

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល សរសៃកញ្ចក់ ឬបាច់សរសៃអុបទិក (មើល ២៣១០)
- កម្មន្តសាល កុំប្លេខ្សែកាបអុបទិក ឬដំឡើងរួចជាមួយគ្រឿងតភ្ជាប់ ឬគ្រឿងភ្ជាប់ផ្សេងទៀត សូមមើលអាស្រ័យទៅលើការប្រើប្រាស់ (ឧ. ២៦១១)។

២៧៣២ កម្មន្តសាល ខ្សែភ្លើង និងខ្សែកាបអេឡិចត្រូនិក និងអគ្គិសនីដទៃទៀត

២៧៣២១ កម្មន្តសាល ខ្សែកាបអេឡិចត្រូនិក

២៧៣២៩ កម្មន្តសាល ខ្សែភ្លើង និងខ្សែកាបអេឡិចត្រូនិក និងអគ្គិសនីដទៃទៀត
ដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ខ្សែភ្លើងមានអ៊ីសូឡង់ និងខ្សែកាបពីដៃកថែប ទងដៃដង អាណូយមីញ៉ូម

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ខ្សែភ្លើង (ការហូត) នៃខ្សែភ្លើង (មើល ២៤១០ ២៤២០)
- កម្មន្តសាល ខ្សែកាបកុំព្យូទ័រ ខ្សែកាបព្រីនធ័រ ខ្សែកាប USB និង កុំព្យូឡែខ្សែកាប ឬដំឡើងរួចប្រហាក់ប្រហែលគ្នា (មើល ២៦១១)
- កម្មន្តសាល ខ្សែសម្រាប់ភ្ជាប់បន្ត (មើល ២៧៩០)
- កម្មន្តសាល កុំព្យូឡែខ្សែកាប បាច់សំណុំខ្សែភ្លើង ដែលមានក្បាលភ្ជាប់រួចស្រេច និង កុំព្យូឡែខ្សែកាប ឬដំឡើងរួចសម្រាប់ប្រើប្រាស់ក្នុងយានយន្ត (មើល ២៩៣០)។

២៧៣៣ ២៧៣៣០ កម្មន្តសាល គ្រឿងតខ្សែភ្លើង

ថ្នាក់នេះរាប់បញ្ចូលនូវ កម្មន្តសាល គ្រឿងតខ្សែភ្លើង ទោះជាមិនចម្លងចរន្តអគ្គិសនី ឬ ចម្លងចរន្តអគ្គិសនីក្តី សម្រាប់សៀគ្វីអគ្គិសនី ដោយមិនគិតពីវត្ថុធាតុឡើយ។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល បារ៉ែត កុងឌុចទ័រអគ្គិសនី (លើកលែងតែ ប្រភេទសំណុំ គ្រឿងផ្តាច់ចរន្ត)
- កម្មន្តសាល ឌីហ្ស៊ីនទ័រផ្តាច់សៀគ្វីពេលមានកំហុស (ground fault circuit interrupters)
- កម្មន្តសាល ជើងអំពូល
- កម្មន្តសាល គ្រឿងការពាររន្ទះ និងបូប៊ីន
- កម្មន្តសាល កុងតាក់សម្រាប់ការតអគ្គិសនី (ឧ. កុងតាក់សម្ពាធចុច ភ្លាត់ កាច់)
- កម្មន្តសាល ព្រី និងខុយភ្លើង
- កម្មន្តសាល ប្រអប់សម្រាប់តភ្ជាប់ខ្សែភ្លើង (ឧ. ប្រអប់តខ្សែភ្លើង ប្រអប់ព្រី ប្រអប់កុងតាក់)
- កម្មន្តសាល បំពង់ខ្សែភ្លើង និងគ្រឿងតភ្ជាប់
- កម្មន្តសាល បង្គោលខ្សែភ្លើង និងសម្ភារៈសម្រាប់ខ្សែបណ្តាញអគ្គិសនី
- កម្មន្តសាល គ្រឿងបញ្ជាស្វ័យសម្រាប់តខ្សែភ្លើងមិនចម្លងចរន្ត អគ្គិសនី រួមមាន ប្រអប់បញ្ជាស្វ័យតខ្សែភ្លើង ប្រអប់កុងតាក់ និងគ្រឿងប្រហាក់ ប្រហែលគ្នា គ្រឿងបញ្ជាស្វ័យសម្រាប់បង្គោលខ្សែភ្លើង

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល អ៊ីសូឡង់សេរាមិក (មើល ២៣៩៣)
- កម្មន្តសាល គ្រឿងបង្កើនអេឡិចត្រូនិកជាប្រភេទគ្រឿងតភ្ជាប់ ឌុយ និងកុងតាក់ (មើល ២៦១)។

២៧៤

កម្មន្តសាល បរិក្ខារអគ្គិសនីបំភ្លឺ

២៧៤០ ២៧៤០០ កម្មន្តសាល បរិក្ខារអគ្គិសនីបំភ្លឺ

ថ្នាក់នេះរាប់បញ្ចូល កម្មន្តសាល អំពូលភ្លើងមូល អំពូលភ្លើងវែង គ្រឿងបំណែក និង បង្កើនរបស់វា (លើកលែងកញ្ចក់អំពូលភ្លើង) គ្រឿងចាប់ភ្ជាប់លំអអំពូលភ្លើង និង គ្រឿងបង្កើនរបស់វា (លើកលែង គ្រឿងចម្លងចរន្តអគ្គិសនី)។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល អំពូលភ្លើងមានអាំងតង់ស៊ីតេខ្ពស់ (discharge)អំពូលភ្លើងវ៉េស៊ីស្តង់ អំពូលភ្លើងណេអុង អំពូលភ្លើងអ៊ុលត្រាវីយូឡេ អំពូលភ្លើងកាំរស្មីក្រហម គ្រឿងចាប់ភ្ជាប់អំពូលភ្លើង និងអំពូលភ្លើងមូល
- កម្មន្តសាល ចង្កៀងព្យួរលំអពិតាន
- កម្មន្តសាល ចង្កៀងដាក់លើតុ (ដូចជា គ្រឿងចាប់ភ្ជាប់លំអ អំពូលភ្លើង)
- កម្មន្តសាល កុំប្លេអំពូលភ្លើងលើដើមឈើបុណ្យណ្ហាអែល
- កម្មន្តសាល ចង្កៀងអគ្គិសនីកម្ដៅក្នុងផ្ទះ
- កម្មន្តសាល អំពូលភ្លើងហ្គាស សម្រាប់ថតរូប
- កម្មន្តសាល អំពូលភ្លើងកំចាត់សត្វល្អិត
- កម្មន្តសាល ចង្កៀងគោម (ឧ. ប្រើផ្សងថ្ម ឧស្ម័ន អគ្គិសនី ប្រេងម៉ាសូត ប្រេងកាត)
- កម្មន្តសាល អំពូលភ្លើងបញ្ចាំង
- កម្មន្តសាល គ្រឿងចាប់ភ្ជាប់ភ្លើងបំភ្លឺផ្លូវ (លើកលែង ភ្លើងសញ្ញាចរាចរ)
- កម្មន្តសាល បរិក្ខារបំភ្លឺសម្រាប់បរិក្ខារដឹកជញ្ជូន (ឧ. សម្រាប់យានយន្ត យន្តហោះ និងកប៉ាល់)

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាល បរិក្ខារបំភ្លឺ ដែលមិនប្រើអគ្គិសនី

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល គ្រឿងកញ្ចក់ និងគ្រឿងបំណែកធ្វើពីកញ្ចក់សម្រាប់គ្រឿងចាប់ភ្ជាប់បំភ្លឺ (មើល ២៣១០)
- កម្មន្តសាល គ្រឿងតភ្ជាប់ខ្សែភ្លើងដែលចម្លងចរន្តអគ្គិសនី សម្រាប់គ្រឿងចាប់ភ្ជាប់បំភ្លឺ (មើល ២៧៣៣)
- កម្មន្តសាល កង្ហារពិតាន ឬកង្ហារបឺតដែលមានគ្រឿងចាប់ភ្ជាប់បំភ្លឺ (មើល ២៧៥២)
- កម្មន្តសាល បរិក្ខារអគ្គិសនីឲ្យសញ្ញា ដូចជា អំពូលភ្លើងចរាចរ និងបរិក្ខារឲ្យ

សញ្ញាអ្នកធ្វើជើង (មើល ២៧៩០)។

២៧៥

កម្មន្តសាល គ្រឿងប្រើប្រាស់ក្នុងផ្ទះ

២៧៥១ ២៧៥១០ កម្មន្តសាល គ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ៖
 - ទូរទឹកកក
 - ទូរក្លាស្យែ
 - ម៉ាស៊ីនលាងចាន
 - ម៉ាស៊ីនបោកគក់ និងសម្ងាតសម្លៀកបំពាក់
 - ម៉ាស៊ីនបូមធ្នូលី
 - ម៉ាស៊ីនជូតសម្អាតកម្រាល
 - ម៉ាស៊ីនកិនកំទេចសំណល់ផ្ទះបាយ
 - ម៉ាស៊ីនកិនគ្រាប់ធញ្ញជាតិ ម៉ាស៊ីនទឹកក្រឡុក ម៉ាស៊ីនគាបទឹកផ្លែឈើ
 - ឧបករណ៍បើកគម្របកំប៉ុង
 - ឡាមការប្រើអគ្គិសនី ប្រាសដុះធ្មេញប្រើអគ្គិសនី និងបរិក្ខារអគ្គិសនីប្រើប្រាស់ប្រចាំខ្លួនដទៃទៀត
 - ឧបករណ៍សំលៀងកាំបិត
 - ឧបករណ៍បឺត ឬបាញ់ខ្យល់។

២៧៥២ ២៧៥២០ កម្មន្តសាល គ្រឿងអគ្គិសនីកម្ដៅ ប្រើប្រាស់ក្នុងផ្ទះ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល គ្រឿងអគ្គិសនីកម្ដៅប្រើប្រាស់ក្នុងផ្ទះ៖
 - ម៉ាស៊ីនកម្ដៅទឹកដោយអគ្គិសនី
 - ភួយអគ្គិសនី
 - ឧបករណ៍សម្ងាតសក់ ក្រាស ប្រាស ឧបករណ៍អ៊ុតសក់ប្រើអគ្គិសនី
 - ឆ្នាំងអ៊ុតអគ្គិសនី
 - ម៉ាស៊ីនកម្ដៅបន្ទប់ និងប្រភេទកង្ហារប្រើប្រាស់ក្នុងផ្ទះ អាចយូរបាន
 - ឡូចម្ពិនសាច់ប្រើអគ្គិសនី
 - ឡូចម្ពិនមីក្រូវ៉េវ
 - ចង្រ្កាន ចង្រ្កានចម្ពិនសាច់បន្ទះ
 - ចង្រ្កានអាំងន័ប៉ុង
 - ឧបករណ៍ឆ្កែតែ ឬកាហ្វេ
 - ខ្វះឆា ចង្រ្កានអាំងសាច់ ចង្រ្កានខ្វះសាច់ ឧបករណ៍បឺតផ្សេងចង្រ្កាន
 - រ៉ស៊ីស្តង់កម្ដៅអគ្គិសនី ។ល។

២៧៥៣ ២៧៥៣០ កម្មន្តសាល បរិក្ខារប្រើប្រាស់សម្រាប់ចម្អិនអាហារ និងកម្ដៅមិនប្រើអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្ទះ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល បរិក្ខារប្រើប្រាស់សម្រាប់ចម្អិនអាហារ និងកម្ដៅមិនប្រើអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្ទះ៖
 - ឧបករណ៍កម្ដៅក្នុងបន្ទប់មិនប្រើអគ្គិសនី ចង្ក្រានហ្គាសតូច ចង្ក្រានធ្យូង ឬធ្យូងថ្ម (grate) មានសន្ទះទ្រវើកភ្លើង (stove) ឧបករណ៍កម្ដៅទឹក គ្រឿងប្រើប្រាស់ផ្ទះបាយ ឧបករណ៍កម្ដៅបាន។

២៧៥៩ ២៧៥៩០ កម្មន្តសាល បរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ដទៃទៀតដែលពុំបានរាប់បញ្ចូល

២៧៩

កម្មន្តសាល បរិក្ខារអគ្គិសនីដទៃទៀត

២៧៩០ ២៧៩០០ កម្មន្តសាល បរិក្ខារអគ្គិសនីដទៃទៀត

ថ្នាក់នេះរាប់បញ្ចូល កម្មន្តសាលបរិក្ខារអគ្គិសនីផ្សេងទៀត ក្រៅពី ម៉ូទ័រ ម៉ាស៊ីនភ្លើង និងត្រង់ស្តូ ថ្មពិល និងអាគុយ ខ្សែភ្លើង និងគ្រឿងតខ្សែភ្លើង បរិក្ខារបំភ្លឺ ឬប្រដាប់ប្រដារប្រើប្រើប្រាស់ក្នុងផ្ទះ។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឧបករណ៍សាកថ្មពិលរឹង
- កម្មន្តសាល គ្រឿងបើកបិទទ្វារប្រើអគ្គិសនី
- កម្មន្តសាល កណ្តឹងអគ្គិសនី
- កម្មន្តសាល ម៉ាស៊ីនសម្អាតដោយវិធីអ៊ុលត្រាសំឡេង (លើកលែង ប្រើក្នុងមន្ទីរពិសោធន៍ និងក្នុងផ្នែកទន្តសាស្ត្រ)
- កម្មន្តសាល គ្រែបញ្ចេញកាំរស្មីអ៊ុលត្រាវីយូឡេសម្រាប់ព្យាបាលស្បែក
- កម្មន្តសាល អាំងវ៉ែរទ័រមានសភាពរឹង បរិធានកែតម្រូវ ថ្មពិលស្តើងពីប្រេងគ្រឿងផ្គត់ផ្គង់ថាមពល ទោះជាអាចកែតម្រូវបាន ឬមិនបានក៏ដោយ
- កម្មន្តសាល អាគុយសម្រាប់កុំព្យូទ័រ(UPS)
- កម្មន្តសាល ឧបករណ៍ទប់តង់ស្យុងអគ្គិសនី (លើកលែង តែសម្រាប់បែងចែកកម្រិតតង់ស្យុង)
- កម្មន្តសាល ខ្សែភ្លើងដែលមានក្បាលខុយស្រេច ខ្សែភ្លើងសម្រាប់បន្លាយមានក្បាលតភ្ជាប់ស្រេច និងកុំប្លែខ្សែភ្លើងដទៃទៀតដែលមានខ្សែភ្លើងអ៊ីសូឡង់ និងក្បាលភ្ជាប់ស្រេច
- កម្មន្តសាល អេឡិកត្រូតកាបោន និងក្រាហ្វីត និងផលិតផលអគ្គិសនីដទៃទៀតពីកាបោន និងក្រាហ្វីត

- កម្មន្តសាល ឧបករណ៍បង្កើនល្បឿនអេឡិចត្រូម៉ាញ៉េទិក (Particle Accelerators)
- កម្មន្តសាល កាប៉ាស៊ីទ័រ វេស៊ីស្តង់ កុងដង់សាទ័រអគ្គិសនី និងគ្រឿងបង្កើនប្រហាក់ប្រហែល
- កម្មន្តសាល មេដៃកអគ្គិសនី
- កម្មន្តសាល ឧបករណ៍បន្លឺសំឡេងខ្លាំង (ស៊ីរ៉េន)
- កម្មន្តសាល ផ្លាកបង្ហាញពិន្ទុអេឡិចត្រូនិក
- កម្មន្តសាល ផ្លាកសញ្ញាប្រើអគ្គិសនី
- កម្មន្តសាល គ្រឿងអគ្គិសនីឲ្យសញ្ញា ដូចជា ភ្លើងសញ្ញាចរាចរណ៍ និងបរិក្ខារឲ្យសញ្ញាដល់អ្នកថ្មើរជើង
- កម្មន្តសាល គ្រឿងអ៊ីសូឡង់អគ្គិសនី (លើកលែង កញ្ចក់ ឬព័រស៊ីឡែន)
- កម្មន្តសាល បរិក្ខារផ្សារដោយរំលាយ ឬផ្សារដោយប្រើធ្នូ រាប់បញ្ចូលទាំងប្រដាប់ផ្សារអគ្គិសនីកាន់ដោយដៃតូចៗ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ផ្លាកសញ្ញាមិនប្រើអគ្គិសនី មើលក្នុងថ្នាក់ពាក់ព័ន្ធនឹងវត្ថុធាតុ (ផ្លាកសញ្ញាពីប្រាស៊ីក មើល ២២២៩ ផ្លាកសញ្ញាពីលោហធាតុ មើល ២៥៩៩)
- កម្មន្តសាល អ៊ីសូឡង់អគ្គិសនីពីព័រស៊ីឡែន (មើល ២៣៩២)
- កម្មន្តសាល សរសៃកាប៊ុន និងក្រាហ្វីត និងផលិតផល (លើកលែង អេឡិចត្រូតប្រើប្រាស់ក្នុងឧបករណ៍អគ្គិសនី) (មើល ២៣៩៩)
- កម្មន្តសាល រេកទីហ្វ័រ (ប្តូរចរន្តពី AC ទៅ DC) ពីគ្រឿងបង្កើនដែលជាប្រភេទអេឡិចត្រូនិក សៀគ្វីបង្រួមកែតម្រូវតង់ស្យុង សៀគ្វីបង្រួមប្តូរចរន្ត កាប៉ាស៊ីទ័រអេឡិចត្រូនិក វេស៊ីស្តង់អេឡិចត្រូនិក និងគ្រឿងប្រហាក់ប្រហែល (មើល ២៦១២)
- កម្មន្តសាល ត្រង់ស្តូ ម៉ូទ័រ ម៉ាស៊ីនភ្លើង គ្រឿងបញ្ជាភ្លើង រឺឡេ និងគ្រឿងបញ្ជាក្នុងឧស្សាហកម្ម (មើល ២៧១)
- កម្មន្តសាល ថ្មពិល (មើល ២៧២០)
- កម្មន្តសាល ខ្សែទូរគមនាគមន៍ និងខ្សែភ្លើង គ្រឿងតភ្ជាប់ខ្សែភ្លើង អគ្គិសនី (មើល ២៧៣៣)
- កម្មន្តសាល បរិក្ខារបំភ្លឺ (មើល ២៧៤០)
- កម្មន្តសាល ប្រភេទឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ (មើល ២៧៥)
- កម្មន្តសាល បរិក្ខារផ្សារដោយរំលាយ និងផ្សារដោយប្រើធ្នូមិនប្រើអគ្គិសនី (មើល ២៨១៩)
- កម្មន្តសាល បរិក្ខារអគ្គិសនីរបស់យានយន្ត ដូចជា ៖ ឌីណាម៉ូ អាល់ទែណាទ័រ ប៊ូស៊ី ខ្សៀប៊ូស៊ី ប្រព័ន្ធភ្លើង ទ្វារ និងបង្ហូរថយន្ត ឧបករណ៍កែតម្រូវតង់ស្យុង (មើល ២៩៣០)
- កម្មន្តសាល គ្រឿងមេកានិច និងអេឡិចត្រូមេកានិចឲ្យសញ្ញា បរិក្ខារសុវត្ថិភាព និងត្រួតពិនិត្យចរាចរសម្រាប់ផ្លូវដែក ត្រាំវ៉ែយ ផ្លូវទឹក ផ្លូវថ្នល់ ចំណតរថយន្ត និងព្រលានយន្តហោះ (មើល ៣០២០)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២៨ ៖ កម្មន្តសាល គ្រឿងម៉ាស៊ីននិងបរិក្ខារដែលពុំបានរាប់បញ្ចូល

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២៨១			កម្មន្តសាល គ្រឿងម៉ាស៊ីនសម្រាប់ប្រើប្រាស់ក្នុងគោលបំណងទូទៅ
	២៨១១	២៨១១០	កម្មន្តសាល ម៉ាស៊ីន និងទូរប៊ីន លើកលែង យន្តហោះ យានយន្ត និង ម៉ាស៊ីនចលនាជានិរន្តរ៍

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ម៉ាស៊ីនចំហេះក្នុងប្រើពីស្តង់ លើកលែង យានយន្ត យន្តហោះ និង ម៉ាស៊ីនចលនាជានិរន្តរ៍
 - ម៉ាស៊ីននាវា
 - ម៉ាស៊ីនរថភ្លើង
- កម្មន្តសាល ពីស្តង់ ក្រវាត់ពីស្តង់ កាប៊ុយរ៉ាទ័រ និងគ្រឿងផ្សេងទៀតសម្រាប់ ម៉ាស៊ីនចំហេះក្នុង ម៉ាស៊ីនម៉ាស៊ូត ។ល។
- កម្មន្តសាល ស្វ៊ីប៉ាបបឺតចូល និងបញ្ចេញ នៃម៉ាស៊ីនចំហេះក្នុង
- កម្មន្តសាល ទូរប៊ីន និងគ្រឿងបំណែករបស់វា៖
 - ទូរប៊ីនចំហាយទឹក និងទូរប៊ីនចំហាយផ្សេងទៀត
 - ទូរប៊ីនអ៊ីដ្រូលិក កង់រហាត់ទឹក និងគ្រឿងឧបករណ៍
 - កែសម្រួលរបស់វា
 - ទូរប៊ីនខ្យល់
 - ទូរប៊ីនឧស្ម័ន លើកលែងទូរប៊ីនប្រតិកម្ម ឬទូរប៊ីនកង្ហារ សម្រាប់ការរុញ ប្រានយន្តហោះ
- កម្មន្តសាល កុំប្លេឡង់ចំហាយ-ទូរប៊ីន
- កម្មន្តសាល កុំប្លេឡង់ទូរប៊ីន-ម៉ាស៊ីនភ្លើង

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ម៉ាស៊ីនភ្លើង (លើកលែង កុំប្លេឡង់ទូរប៊ីន-ម៉ាស៊ីនភ្លើង) (មើល ២៧១១)
- កម្មន្តសាល កុំប្លេឡង់ម៉ាស៊ីនអគ្គិសនីដើរដោយឧស្ម័ន ឬចំហាយ (លើកលែង កុំប្លេ ទូរប៊ីន-ម៉ាស៊ីនភ្លើង)(មើល ២៧១១)
- កម្មន្តសាល បរិក្ខារ និងគ្រឿងបង្កើតអគ្គិសនីនៃម៉ាស៊ីនចំហេះក្នុង (មើល ២៧៩០)
- កម្មន្តសាល យានយន្ត យន្តហោះ ឬម៉ាស៊ីនចលនាជានិរន្តរ៍ (មើល ២៩១០ ៣០៣០ ៣០៩១)
- កម្មន្តសាល ទូរប៊ីនប្រតិកម្ម និងទូរប៊ីនកង្ហារ (មើល ៣០៣០)។

២៨១២ ២៨១២០ កម្មន្តសាល បរិក្ខារថាមពលដើរដោយវត្ថុរាវ ឬឧស្ម័ន

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល គ្រឿងបង្កើតអ៊ីដ្រូលិក ឬឧស្ម័ន (រាប់បញ្ចូល ៖ ស្នប់អ៊ីដ្រូលិក ម៉ូទ័រអ៊ីដ្រូលិក ស៊ីឡាំងអ៊ីដ្រូលិក និងឧស្ម័ន ស្វ៊ីប៉ាបអ៊ីដ្រូលិក និងឧស្ម័ន គ្រឿងតំណ និងទុយោអ៊ីដ្រូលិក និងឧស្ម័ន)
- កម្មន្តសាល បរិក្ខាររៀបចំខ្យល់ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធដើរដោយខ្យល់
- កម្មន្តសាល ប្រព័ន្ធថាមពលដើរដោយវត្ថុរាវ
- កម្មន្តសាល បរិក្ខារបញ្ជូនថាមពលដោយអ៊ីដ្រូលិក

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ម៉ាស៊ីនកុំប្រេសស័រ (មើល ២៨១៣)
- កម្មន្តសាល ស្នប់ និងស្វ៊ីប៉ាបបិទបើកសម្រាប់ប្រើនៅក្នុងប្រព័ន្ធថាមពល ដើរដោយវត្ថុមិនរាវ (មើល ២៨១៣)
- កម្មន្តសាល បរិក្ខារបញ្ជូនថាមពលដោយមេកានិក (មើល ២៨១៤)។

២៨១៣ ២៨១៣០ កម្មន្តសាល ស្នប់ កុំប្រេសស័រ រ៉ូប៊ីណេ និង វ៉ានបិទបើកដទៃទៀត

ក្រុមនេះរាប់បញ្ចូល៖

- កម្មន្តសាល ម៉ាស៊ីនបញ្ចេញ ឬបិទខ្យល់ កុំប្រេសស័រខ្យល់ ឬឧស្ម័នដទៃទៀត
- កម្មន្តសាល ម៉ាស៊ីនបូមវត្ថុរាវ ទោះជាភ្ជាប់ ឬមិនភ្ជាប់នាឡិកាវាស់ក៏ដោយ
- កម្មន្តសាល ម៉ាស៊ីនបូម រចនាឡើងសម្រាប់ប្រើជាមួយម៉ាស៊ីនចំហេះក្នុងដូចជា៖ ម៉ាស៊ីនបូមប្រេង បូមទឹក បូមប្រេងឥន្ធនៈ សម្រាប់យានយន្ត ។ល។

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាល រ៉ូប៊ីណេ និងវ៉ានបិទបើក ប្រើក្នុងឧស្សាហកម្ម រួមមាន វ៉ានអាចកែតម្រូវ និងវ៉ានបើកបញ្ចូល
- កម្មន្តសាល រ៉ូប៊ីណេ និងវ៉ានអនាម័យ
- កម្មន្តសាល រ៉ូប៊ីណេ និងវ៉ានកម្ដៅ
- កម្មន្តសាល ស្នប់បូមដោយដៃ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល វ៉ានធ្វើពីវត្ថុធាតុកៅស៊ូ ចម្អិនតែមិនរឹង ពីកញ្ចក់ ឬពីសេរាមិក (មើល ២២១៩ ២៣១០ ឬ ២៣៩៣)
- កម្មន្តសាល បរិក្ខារបញ្ជូនថាមពលដោយអ៊ីដ្រូលិក (មើល ២៨១២)
- កម្មន្តសាល ស្វ៊ីប៉ាប បិទ និងបញ្ចេញ នៃម៉ាស៊ីនចំហេះក្នុង (មើល ២៨១១)។

២៨១៤ ២៨១៤០ កម្មន្តសាល ប៉ាដាង (រ៉ឺឡីម៉ង់) ពីញ៉ុង សំណុំពីញ៉ុង និងគ្រឿងបញ្ជូន

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ប៉ាដាងគ្រាប់មូល និងគ្រាប់វែង និងគ្រឿង
- បំណែករបស់វា
- កម្មន្តសាល បរិក្ខារបញ្ជូនថាមពលមេកានិច៖
 - ដងអ័ក្សបញ្ជូន និងក្បាលដងអ័ក្ស ៖ រឺឡីប្រើកាំដងគ្រង់ (camshafts) រឺឡីប្រើកាំដងមិនគ្រង់ (crankshafts) ក្បាលដងអ័ក្ស (cranks) ។ល។
 - ប្រអប់ទម្រចាប់ប៉ាដាង និងក្រចាប់ប៉ាដាង
- កម្មន្តសាល ពីញ៉ុង សំណុំពីញ៉ុង ប្រអប់លេខ និង គ្រឿងប្តូរឈ្មួញនៃទ្រទៀត
- កម្មន្តសាល អំព្រឹយ៉ា និងក្បាលតភ្ជាប់អ័ក្សវិលពីរ
- កម្មន្តសាល កង់យោង និង រ៉ែក
- កម្មន្តសាល ច្រវាក់មានកន្លាស់តភ្ជាប់គ្នា
- កម្មន្តសាល ច្រវាក់បញ្ជូនថាមពល

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ច្រវាក់ដទៃ (មើល ២៥៩៥ ២៥៩៩)
- កម្មន្តសាល អំប្រាយ៉ាអេឡិចត្រូម៉ាញ៉េទិក (មើល ២៩៣០)
- កម្មន្តសាល គ្រឿងដំឡើងរួចខ្លះៗនៃបរិក្ខារបញ្ជូនថាមពល ជាផ្នែកនៃយានយន្ត ឬយន្តហោះ (មើល ផ្នែក ២៩ និង៣០)។

២៨១៥ ២៨១៥០ កម្មន្តសាល ឡចម្អិនឡនិងប្រដាប់ដុតបញ្ចុះឡ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឡរំលាយ និង ឡចម្អិនអគ្គិសនី ឡចំហាយ និងឡចម្អិន ប្រើក្នុងឧស្សាហកម្មផ្សេងៗទៀត និងក្នុងមន្ទីរពិសោធន៍ រួមទាំងទម្រដុតសំណល់
- កម្មន្តសាល ប្រដាប់ដុតបញ្ចុះឡ
- កម្មន្តសាល គ្រឿងប្រដាប់ដុតកម្ដៅបន្ទប់អចិន្ត្រៃយ៍ដើរដោយអគ្គិសនី គ្រឿងប្រដាប់កម្ដៅអាងហែលទឹក ដោយអគ្គិសនី
- កម្មន្តសាល បរិក្ខារកម្ដៅផ្ទះជាអចិន្ត្រៃយ៍មិនប្រើអគ្គិសនី ដូចជា ការកម្ដៅដោយពន្លឺព្រះអាទិត្យ ដោយចំហាយទឹក ដោយប្រេង និងឡប្រហាក់ប្រហែល និងបរិក្ខារកម្ដៅ
- កម្មន្តសាល ឡប្រភេទប្រើតាមផ្ទះដើរដោយអគ្គិសនី (ឡអគ្គិសនី ដែលចាញ់ខ្យល់បញ្ចូល ស្នប់កម្ដៅ ។ល។ ចង្រ្កានខ្យល់ក្នុងផ្ទះមិនប្រើអគ្គិសនី ។

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាល ឡកម្ដៅដុតដោយផ្សងថ្ម ចង្រ្កានឡ ប្រដាប់បឺតដេះចេញពីឡ ។ល។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល ឡូចម្ពិនប្រើប្រាស់ក្នុងផ្ទះ (មើល ២៧៥២)
- កម្មន្តសាល ឡូសម្ភតកសិផល (មើល ២៨២៥)
- កម្មន្តសាល ឡូដុតនំប៉័ង (មើល ២៨២៥)
- កម្មន្តសាល ឡូសម្ភតឈើ ម្សៅក្រដាស ក្រដាស ឬក្រដាសកាតុង (មើល ២៨២៩)
- កម្មន្តសាល ឡូសម្បាប់មេរោគប្រើក្នុងវេជ្ជសាស្ត្រ រកាត់ ឬ ក្នុងមន្ទីរពិសោធន៍ (មើល ៣២៥០)
- កម្មន្តសាល ឡូប្រើក្នុងមន្ទីរពិសោធន៍ទន្តសាស្ត្រ (មើល ៣២៥០)។

២៨១៦ ២៨១៦០ កម្មន្តសាល បរិក្ខារលើកដាក់ និងយូរ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឧបករណ៍លើកដាក់ដំណើរការដោយដៃ ឬប្រើថាមពល គ្រឿងម៉ាស៊ីនសម្រាប់លើក ផ្ទុក ឬផ្ទេរទំនិញចេញ៖
 - រ៉កស្តូច រ៉កស្តូចចល័ត ត្រីយរវៃទាញ ដងរវៃទាញក្តោងនាវា ដូយ
 - រន្ទាស្តូច ម៉ាស៊ីនស្តូច ដែកគ្រោងស្តូចចល័ត (កៅឡាក់) ម៉ាស៊ីនលើកក្នុងតេណី
 - យានសម្រាប់ប្រើនៅការដ្ឋាន ទោះភ្ជាប់ ឬមិនភ្ជាប់បរិក្ខារលើកដាក់ក៏ដោយ ឬទោះជាធ្វើ ឬមិនធ្វើចលនាទៅមកដោយខ្លួនឯង ប្រភេទប្រើក្នុងរោងចក្រ (រួមបញ្ចូលទោះដៃដឹកជញ្ជូន រទេះដៃដឹកលើកចាក់)
 - ឧបករណ៍បំពេញការងារចលនាដោយមេកានិក ឬរ៉ូបូត ឧស្សហកម្ម រចនាឡើងពិសេសសម្រាប់លើកដាក់ យូរ ផ្ទុក ឬផ្ទេរ
- កម្មន្តសាល ខ្សែពាននាំ បន្ទប់យោងតាមខ្សែកាប ពីបង្គោលមួយទៅបង្គោលមួយទៀត ។ល។
- កម្មន្តសាល បន្ទប់យោងឡើងចុះ ជណ្តើរយន្ត ខ្សែពាននាំ សម្រាប់មនុស្សដើរ
- កម្មន្តសាល គ្រឿងបំណែកបរិក្ខារពិសេសសម្រាប់លើកដាក់ និងយូរ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល បន្ទប់យោងវិលឡើងចុះ និងខ្សែពាននាំ ប្រើប្រាស់សម្រាប់រថភ្លើងក្រោមដី (មើល ២៨២៤)
- កម្មន្តសាល ប៉ែលចូកមេកានិក អេស្តារ៉ាទ័រ និង ខ្សែពានចូក (មើល ២៨២៤)
- កម្មន្តសាល រ៉ូបូត ឧស្សហកម្មសម្រាប់ប្រើប្រាស់ច្រើនមុខ (មើល ២៨២៩)
- កម្មន្តសាល រថយន្តស្តូចទំនិញ កប៉ាល់ស្តូច រថភ្លើងស្តូច (មើល ២៩១០ ៣០១១ ៣០២០)
- ការដំឡើង បន្ទប់យោង និង ជណ្តើរយន្ត (មើល ៤៣២៩)។

២៨១៧ ២៨១៧០ កម្មន្តសាល គ្រឿងម៉ាស៊ីន និងបរិក្ខារការិយាល័យនិងលើកលែងតែកុំព្យូទ័រ និងគ្រឿងប្រើភ្ជាប់ជាមួយ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ម៉ាស៊ីនគិតលេខ
- កម្មន្តសាល ម៉ាស៊ីនគិតលេខមានភ្ជាប់ជាមួយវិក្កយបត្រ
- កម្មន្តសាល ម៉ាស៊ីនគិតលេខអេឡិចត្រូនិក ឬមិនមែនអេឡិចត្រូនិក
- កម្មន្តសាល ម៉ាស៊ីនត្រួតពិនិត្យសំបុត្រ ម៉ាស៊ីនបញ្ជូនសំបុត្រ (ច្រកស្រោមសំបុត្រ ម៉ាស៊ីនបិទស្រោមសំបុត្រ និងការខ្ទងសំបុត្រ បើកស្រោមសំបុត្រ បែងចែកសំបុត្រ ស្តេនសំបុត្រ) ម៉ាស៊ីនរៀបសំបុត្រ
- កម្មន្តសាល អង្កលីលេខ
- កម្មន្តសាល ម៉ាស៊ីនវាយស្តេណូ
- កម្មន្តសាល ក្រណាត់ការិយាល័យ (ប្លាស្ទិក ឬបិទបង់ស្អិត)
- កម្មន្តសាល ម៉ាស៊ីនសរសេរលើសន្លឹកមូលប្បទានប័ត្រ
- កម្មន្តសាល ម៉ាស៊ីនរាប់ និងខ្ទប់កាក់
- កម្មន្តសាល ប្រដាប់ចិតខ្មៅដៃឲ្យស្រួច
- កម្មន្តសាល ប្រដាប់កិបក្រដាស និង ប្រដាប់ដោះគ្រាប់កិប
- កម្មន្តសាល ម៉ាស៊ីនបោះឆ្នោត
- កម្មន្តសាល ប្រដាប់បិទស្តុត
- កម្មន្តសាល ប្រដាប់ចោះរន្ធក្រដាស
- កម្មន្តសាល ម៉ាស៊ីនគិតលេខដើរដោយមេកានិក
- កម្មន្តសាល ម៉ាស៊ីនថតចម្លង
- កម្មន្តសាល ទឹកថ្នាំម៉ាស៊ីនថតចម្លង
- កម្មន្តសាល ក្តារខៀន ក្តារខៀនសម្រាប់សរសេរហ្វឺត
- កម្មន្តសាល ម៉ាស៊ីនចម្លងពាក្យនិយាយមកជាអក្សរ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល កុំព្យូទ័រ និងគ្រឿងប្រើភ្ជាប់ជាមួយកុំព្យូទ័រ (មើល ២៦២)។

២៨១៨ ២៨១៨០ កម្មន្តសាល ឧបករណ៍ដៃដើរដោយថាមពល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាល ឧបករណ៍ដៃដែលមានផ្ទុកម៉ូទ័រអគ្គិសនី ឬមិនមែនអគ្គិសនី ឬដើរដោយខ្យល់ដូចជា៖
 - រណារខ្សែ ឬ រណាររុញទៅមក
 - ម៉ាស៊ីនស្វាន និងម៉ាស៊ីនស្វានបុក
 - ម៉ាស៊ីនខាត់កាន់ដៃ
 - ម៉ាស៊ីនបាញ់ដែកគោលដោយខ្យល់
 - ម៉ាស៊ីនប៉ូលា
 - ម៉ាស៊ីនប្រែ
 - ម៉ាស៊ីនឆាប
 - ម៉ាស៊ីនកិប
 - ម៉ាស៊ីនបាញ់គ្រាប់មីន ដើរដោយខ្យល់
 - ម៉ាស៊ីនឈូស
 - ម៉ាស៊ីនកាត់ដោយដៃ និងម៉ាស៊ីនកាត់ចម្រៀកដែក
 - ម៉ាស៊ីនមូលខ្មៅដោយប្រើខ្យល់
 - ម៉ាស៊ីនបាញ់ដែកគោល ដោយប្រើរំសេវ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាល បរិក្ខារផ្សារកាន់ដៃប្រើអគ្គិសនី សម្រាប់ផ្សារដោយរំលាយ និងដោយប្រើធ្នូបផ្សារ (មើល ២៧៩០)។

២៨១៩ ២៨១៩០ កម្មន្តសាលគ្រឿងម៉ាស៊ីនប្រើប្រាស់ទូទៅច្រើនមុខដទៃទៀត

ក្នុងថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាល ទូទឹកកកឬបរិក្ខារធ្វើឲ្យកកខស្សាហាកម្មរួមមានទាំងការដំឡើងគ្រឿងផ្គុំចម្បង
- កម្មន្តសាលម៉ាស៊ីនត្រជាក់រួមបញ្ចូលទាំងសម្រាប់ បំពាក់ក្នុងយានយន្តជាដើម
- កម្មន្តសាលកង្ហាមិនសម្រាប់ប្រើប្រាស់ក្នុងផ្ទះ
- កម្មន្តសាលម៉ាស៊ីនឆ្អឹងទម្ងន់ (លើកលែងតែជញ្ជីងមានភាពរូសខ្លាំងសម្រាប់មន្ទីរពិសោធន៍) ដូចជា៖
 - ជញ្ជីងសម្រាប់ប្រើប្រាស់តាមផ្ទះនិងហាងលក់ដូរជញ្ជីងប៉ុង ជញ្ជីងឆ្អឹងដោយស្វ័យប្រវត្តិជញ្ជីងឆ្អឹងថយន្ត និងកូនជញ្ជីង។ល។
- កម្មន្តសាលម៉ាស៊ីននិងបរិក្ខារច្រោះ ឬបន្សុទ្ធរត្នុធាតុរាវ
- កម្មន្តសាលបរិក្ខារសម្រាប់បាច បាញ់ ឬព្រួសវត្ថុរាវ ឬ បាញ់ស្រ្តាយម្សៅមានដូចជា៖
 - កាំភ្លើងបាញ់ស្រ្តាយបំពង់ពន្លត់អគ្គិសនី
 - ម៉ាស៊ីនបាញ់ខ្សាច់ប្រដាប់សម្អាតប្រើចំហាយទឹក ។ល។

- កម្មន្តសាលម៉ាស៊ីនវេចខ្ចប់និងរុះ
 - ម៉ាស៊ីនច្រក បិទគំរូប បិទឆ្នុកភ្លិត ច្រកបញ្ជូលឡតឬបិទផ្លាកសញ្ញា ។ល។
- កម្មន្តសាលម៉ាស៊ីនលាងសម្អាតឬសម្អាតដបនិង បញ្ជូលឧស្ម័នក្នុងភេសជ្ជៈ
- កម្មន្តសាលរោងចក្របិតឬបន្សុទ្ធសម្រាប់ចម្រាញ់ប្រេងកាតឧស្សាហកម្មគីមី និងឧស្សាហកម្មភេសជ្ជៈ។ល។
- កម្មន្តសាលបរិក្ខារផ្លាស់ប្តូរកំដៅ
- កម្មន្តសាលម៉ាស៊ីនពង្រាវខ្យល់ឬឧស្ម័ន
- កម្មន្តសាលម៉ាស៊ីនភ្លើងដើរដោយឧស្ម័ន
- កម្មន្តសាលរ៉ូឡែតឬម៉ាស៊ីនកិនដោយប្រើរ៉ូឡែ និងរ៉ូឡែដទៃទៀត (លើកលែងលោហធាតុ និងកញ្ចក់)
- កម្មន្តសាលម៉ាស៊ីនពូត (លើកលែងបំបែកក្រែមនិងសម្ពុតខោអាវ)
- កម្មន្តសាលរឹង និងប្រដាប់តម្កល់តំណប្រហាក់ប្រហែលគ្នាក្នុងការភ្ជាប់វត្ថុធាតុ ឬភ្ជាប់ស្រទាប់នៃវត្ថុធាតុដូចគ្នា
- កម្មន្តសាលម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិ
- កម្មន្តសាលគ្រឿងបំណែកនៃគ្រឿងម៉ាស៊ីនដែលប្រើសម្រាប់មុខសញ្ញាទូទៅ
- កម្មន្តសាលកង្ហារបឺត (កង្ហារបឺតនៅជញ្ជាំងនិងកង្ហារបឺតលើដំបូល។ល។
- កម្មន្តសាលឧបករណ៍ស្ទង់នីវ៉ូម៉ែត្រសំពត់និងឧបករណ៍ដៃប្រហាក់ប្រហែលឧបករណ៍វាស់ជាក់លាក់របស់ជាងមេកានិក (លើកលែងអុបទិក)
- កម្មន្តសាលបរិក្ខារផ្សារដោយរំលាយ និងដោយប្រើធ្នូប
- មិនប្រើអគ្គិសនី

ក្នុងថ្នាក់នេះមិនរាប់បញ្ចូលនូវ៖

- កម្មន្តសាលជញ្ជាំងរូសខ្លាំង (ប្រភេទមន្ទីរពិសោធន៍) (មើល២៦៥១)
- កម្មន្តសាលទូរទឹកកកប្រើក្នុងផ្ទះ ឬបរិក្ខារធ្វើឲ្យកក(មើល ២៧៥១)
- កម្មន្តសាលកង្ហារប្រើប្រាស់ក្នុងផ្ទះ(មើល២៧៥២)
- កម្មន្តសាលបរិក្ខារផ្សារដោយរំលាយ និងប្រើធ្នូបហើយប្រើអគ្គិសនី (មើល ២៧៩០)
- កម្មន្តសាលម៉ាស៊ីនព្រួសទឹកសម្រាប់ការងារកសិកម្ម(មើល២៨២១)
- កម្មន្តសាលម៉ាស៊ីនកិនលោហធាតុ ឬកញ្ចក់(មើល២៨២៣និង២៨២៩)
- កម្មន្តសាលម៉ាស៊ីនសម្អាតសម្រាប់ការងារកសិកម្ម(មើល២៨២៥)
- កម្មន្តសាលម៉ាស៊ីនចម្រោះឬបន្សុទ្ធអាហារ (មើល២៨២៥)
- កម្មន្តសាលម៉ាស៊ីនបំបែកជាតិក្រែម(មើល២៨២៥)
- កម្មន្តសាលម៉ាស៊ីនសម្អាតសម្លៀកបំពាក់លក្ខណៈពាណិជ្ជកម្ម (មើល២៨២៦)
- កម្មន្តសាលម៉ាស៊ីនបោះពុម្ពលើក្រណាត់ (មើល២៨២៦)។

២៨២

កម្មន្តសាលាម៉ាស៊ីនប្រើក្នុងគោលបំណងពិសេស

២៨២១ ២៨២១០ កម្មន្តសាលាម៉ាស៊ីនកសិកម្មនិងរុក្ខកម្ម

ក្នុងថ្នាក់នេះរួមបញ្ចូលនូវ៖

- កម្មន្តសាលាត្រាក់ទ័រសម្រាប់បម្រើវិស័យកសិកម្មនិងរុក្ខកម្ម
- កម្មន្តសាលាត្រាក់ទ័រដែលបញ្ជាដោយអ្នកដើរ (គោយន្ត)
- កម្មន្តសាលាម៉ាស៊ីនច្រូតកាត់ រួមមានម៉ាស៊ីនកាត់ស្មៅ
- កម្មន្តសាលារ៉ឺម៉កសណ្តោងកសិកម្ម ដែលអាចដាក់ និងដោះចេញបានឬពាក់កណ្តាលរ៉ឺម៉ក
- កម្មន្តសាលាម៉ាស៊ីនកសិកម្មសម្រាប់ក្នុងដីដាំដុះឬដាក់ដី៖
 - ម៉ាស៊ីនក្នុងម៉ាស៊ីនដាក់ដីលាមកសត្វម៉ាស៊ីនដាក់គ្រាប់ពូជនិងម៉ាស៊ីនរាស់។ល។
- កម្មន្តសាលាម៉ាស៊ីនប្រមូលផល ឬប្រឡោះគ្រាប់មានដូចជា៖
 - ម៉ាស៊ីនច្រូតកាត់ម៉ាស៊ីនបោកបែននិងម៉ាស៊ីនចាប់ជាកណ្តាប់ ។ល។
- កម្មន្តសាលាម៉ាស៊ីនច្របាច់ទឹកដោះសត្វ
- កម្មន្តសាលាម៉ាស៊ីនស្រោចទឹកសម្រាប់វិស័យកសិកម្ម
- កម្មន្តសាលាម៉ាស៊ីនកសិកម្មដទៃទៀត មានដូចជា៖
 - ម៉ាស៊ីនចិញ្ចឹមសត្វស្រូវម៉ាស៊ីនចិញ្ចឹមឃ្មុំ បរិក្ខាសម្រាប់ឲ្យចំណីសត្វ ។ល។
 - ម៉ាស៊ីនសម្អាតរៀបស៊ុតឬផ្លែឈើតាមផ្នែក និងរៀបតាមលំដាប់រៀង ។ល។

ក្នុងថ្នាក់នេះមិនរួមបញ្ចូលនូវ៖

- កម្មន្តសាលាឧបករណ៍កសិកម្មប្រើដោយដៃមិនដើរដោយថាមពល (មើល២៥៩៣)
- កម្មន្តសាលាខ្សែពាននាំសម្រាប់ប្រើក្នុងកសិដ្ឋាន (មើល ២៨១៦)
- កម្មន្តសាលាឧបករណ៍ប្រើដោយដៃដើរដោយថាមពល (មើល ២៨១៨)
- កម្មន្តសាលាឧបករណ៍បំបែកជាតិក្រែម (មើល ២៨២៥)
- កម្មន្តសាលាម៉ាស៊ីនសម្អាតរៀបតាមផ្នែក ឬរៀបតាមលំដាប់នៃគ្រាប់ពូជគ្រាប់ធញ្ញជាតិ ឬ បន្លែស្លឹក (មើល ២៨២៥)
- កម្មន្តសាលាថយន្តធុនធ្ងន់ សម្រាប់អូសរ៉ឺម៉កពាក់កណ្តាលសណ្តោង (មើល២៩១០)
- កម្មន្តសាលារ៉ឺម៉ក ឬរ៉ឺម៉កពាក់កណ្តាលសណ្តោង (មើល ២៩២០)។

២៨២២ ២៨២២០ កម្មន្តសាលគ្រឿងម៉ាស៊ីនធ្វើរាងសណ្ឋានលោហធាតុ និងគ្រឿងម៉ាស៊ីន
ឧបករណ៍

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលម៉ាស៊ីនក្រឡឹងសម្រាប់ការងារលោហធាតុ និងវត្ថុធាតុផ្សេងទៀត (ឈើឆ្អឹងថ្មកៅស៊ូរឹងធុញ្ញាស្លឹករឹងកញ្ចក់ ។ល។) រួមបញ្ចូលការប្រើកាំរស្មីឡាស៊ែរ រលកអ៊ុលត្រាសូនិក ញាស្មាចង្វាក់ម៉ាញ៉េទិក ។ល។
- កម្មន្តសាលម៉ាស៊ីនប្រើក្នុងការក្រឡឹងវិលស្វាន ក្រឡឹងចម្រុះសូន្យបណ្តូង ចោះរន្ធសាប ។ល។
- កម្មន្តសាល ម៉ាស៊ីនវាយកាក់ឬ សង្កត់
- កម្មន្តសាលម៉ាស៊ីនសង្កត់ចោះ ម៉ាស៊ីនសង្កត់ដោយអ៊ីដ្រូលិក ហ្វ្រាំងអ៊ីដ្រូលិក ញញួរអុក ម៉ាស៊ីនដំដែកក្តៅ ។ល។
- កម្មន្តសាលម៉ាស៊ីនទាញរឹតឲ្យតឹងម៉ាស៊ីនធ្វើខ្សែខ្មៅឬឡុងឬម៉ាស៊ីនហូតលូស
- កម្មន្តសាលម៉ាស៊ីនសម្រាប់បោះដែកគោលកិបបិទការ ឬដំឡើងឈើឈើស្នោ ឆ្អឹងកៅស៊ូរឹង ឬញាស្លឹក ។ល។
- កម្មន្តសាលម៉ាស៊ីនសុសាប បាញ់គ្រាប់មីន កាត់សន្លឹកលោហធាតុ ។ល។
- កម្មន្តសាលម៉ាស៊ីនសង្កត់សម្រាប់កម្មន្តសាលក្តារបន្ទះ និងសម្ភារៈស្រដៀងគ្នា
- កម្មន្តសាលម៉ាស៊ីនជ្រលក់ស្រោបលោហធាតុ ដោយអេឡិចត្រូលីត

ថ្នាក់នេះក៏រាប់បញ្ចូលនូវ៖

- កម្មន្តសាលគ្រឿងបន្លាស់បន្សំនិងបន្លាស់នៃបរិក្ខារម៉ាស៊ីនឧបករណ៍ដែលបាន រៀបរាប់ខាងលើ មានដូចជា៖តូម៉ាស៊ីន ក្បាលដោះដូរផ្នែកបិតនិងគ្រឿងភ្ជាប់ ពិសេសម៉ាស៊ីនឧបករណ៍ទាំងនោះ

ថ្នាក់នេះមិនរាប់បញ្ចូលនូវ៖

- កម្មន្តសាលឧបករណ៍ដែលអាចដោះដូរបាន នៃឧបករណ៍ប្រើដោយដៃឬ ម៉ាស៊ីនឧបករណ៍ (ផ្លែស្វាន ផ្លែចោះផ្លែតារ៉ូផ្លែកាំបិតផ្លែកាំបិតក្រឡឹងចម្រុះផ្លែ កាំបិតក្រឡឹងវិលផ្លែរណា ផ្លែកាំបិតកាត់ ។ល។ (មើល ២៥៩៣)
- កម្មន្តសាលក្បាលមាន់ផ្សារដងត្រង់ ឬកាំភ្លើងក្បាលមាន់ផ្សារដោយអគ្គិសនី (មើល ២៧៩០)
- កម្មន្តសាលឧបករណ៍ដៃប្រើដោយថាមពល (មើល ២៨១៨)
- កម្មន្តសាលម៉ាស៊ីនប្រើក្នុងការក្រឡឹងលោហធាតុឬក្នុងការចាក់ពុម្ព (មើល២៨២៣)
- កម្មន្តសាលម៉ាស៊ីនប្រើក្នុងការយកវ៉ែ និងថ្ម (មើល ២៨២៤)។

២៨២៣ ២៨៣០ កម្មន្តសាលគ្រឿងម៉ាស៊ីនប្រើក្នុងលោហកម្ម

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលម៉ាស៊ីននិងបរិក្ខារប្រើជាមួយលោហធាតុក្តៅ៖
 - ឡបន្សុទ្ធដែកថែបពុម្ពចាក់ដុំដែកឆ្នាំងស្នូដែកសម្រាប់ចាក់បញ្ចូលពុម្ពម៉ាស៊ីនស្នូចាក់ពុម្ព
- កម្មន្តសាលកិនលោហធាតុ និងរៀនសម្រាប់កិនលោហធាតុ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលហូតលោហធាតុ (មើល ២៨២២)
- កម្មន្តសាលប្រអប់ពុម្ពនិងពុម្ព (លើកលែងពុម្ពចាក់ដុំដែក) (មើល ២៥៩៣)
- កម្មន្តសាលម៉ាស៊ីនធ្វើរាងសណ្ឋានពុម្ព (មើល២៨២៩)។

២៨២៤ ២៨២៤០ កម្មន្តសាលគ្រឿងម៉ាស៊ីនសម្រាប់ធ្វើអាជីវកម្មវ៉ែយកង់និងសំណង់

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលបន្ទប់យោលដែលធ្វើសកម្មភាពឡើងចុះជាប្រចាំ និងខ្សែពាននាំសម្រាប់ប្រើនៅក្រោមដី
- កម្មន្តសាលគ្រឿងម៉ាស៊ីនចោះរន្ធកាត់បកស្រទាប់ដីនិងដីក្រូង (មិនថាសម្រាប់ប្រើប្រាស់ឬមិនប្រើប្រាស់នៅក្រោមដី)
- កម្មន្តសាលម៉ាស៊ីនធ្វើប្រព្រឹត្តកម្មវ៉ែដោយវែងរៀបតាមផ្នែកបែងចែកលាង កិនកំទេច។ល។
- កម្មន្តសាលម៉ាស៊ីនលាយបេតុង និងបាយអ
- កម្មន្តសាលគ្រឿងម៉ាស៊ីនលើកចាក់ដី៖
 - ប៊ុលដូស៊ីលធូសដីប៊ុលដូស៊ីលដែលប៉េលអាចកាច់ផ្ទៀងជាមុំបានម៉ាស៊ីនកៀរដីឲ្យស្មើ ម៉ាស៊ីនពង្រាបដី ម៉ាស៊ីនបំបែកដី ចូកដី ចូកផ្ទុក។ល។
- កម្មន្តសាលម៉ាស៊ីនបុកគ្រឹះដកគ្រឹះបាញ់ស្រោចបាយអបាញ់ស្រោចកៅស៊ូក្រាលថ្នល់ ចាក់ផ្ទៃបេតុង ។ល។
- កម្មន្តសាលត្រាក់ទ័រសម្រាប់ប្រើក្នុងការងារសំណង់ ឬដីកវ៉ែ
- កម្មន្តសាលប៉ែលប៊ុលដូស៊ីលអាចកាច់ជាមុំបាន និងប៉ែលចូកដីរបស់ប៊ុលដូស៊ីល
- កម្មន្តសាលរថយន្តចាក់ដី

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលបរិក្ខារសម្រាប់លើកនិងយូរនាំ (មើល ២៨១៦)
- កម្មន្តសាលត្រាក់ទ័រផ្សេងៗទៀត (មើល ២៨២១និង២៩១០)
- កម្មន្តសាលម៉ាស៊ីនឧបករណ៍សម្រាប់ការដ្ឋានថ្ម រួមមានម៉ាស៊ីនបំបែកឬសម្អាតថ្ម (មើល ២៨២២)
- កម្មន្តសាលរថយន្តដឹកបេតុងលាយស្រេច (មើល២៩១០)
- កម្មន្តសាលក្បាលនិងទូរថភ្លើងដីកវ៉ែ (មើល ៣០២០)។

២៨២៥ ២៨២៥០ កម្មន្តសាលាម៉ាស៊ីនសម្រាប់កែច្នៃអាវហារភេសជ្ជៈ និងថ្នាំជក់

ថ្នាក់នេះ រាប់បញ្ចូល៖

- កម្មន្តសាលាម៉ាស៊ីនសម្រាប់ផលិតផលកសិកម្ម
- កម្មន្តសាលាម៉ាស៊ីនប្រើក្នុងឧស្សាហកម្មផលិតផលពីទឹកដោះគោ ដូចជា៖
 - ម៉ាស៊ីនបំបែកជាតិក្រែម
 - ម៉ាស៊ីនកែច្នៃទឹកដោះគោ (ឧទាហរណ៍ម៉ាស៊ីនកូរលាយឲ្យស្មើសាច់)
 - ម៉ាស៊ីនបម្លែងទឹកដោះគោ (ឧ. ធុងធ្វើប៊ឺរម៉ាស៊ីនធ្វើនិងចាក់ពុម្ពប៊ឺរ)
 - ម៉ាស៊ីនធ្វើហ្វ្រូម៉ា (ឧ. ម៉ាស៊ីនលាយឲ្យស្មើសាច់ ពុម្ព ម៉ាស៊ីនសង្កត់ ។ល។
- កម្មន្តសាលាគ្រឿងម៉ាស៊ីនសម្រាប់ឧស្សាហកម្មកិនគ្រាប់ធញ្ញជាតិ៖
 - ម៉ាស៊ីនសម្អាតគ្រាប់ធញ្ញជាតិរៀបតាមផ្នែក ឬតាមលំដាប់គ្រាប់ពូជ ឬគ្រាប់ធញ្ញជាតិ បន្លែក្រៀម (ម៉ាស៊ីនពោយ ខ្សែរពានវែងម៉ាស៊ីនញែក ម៉ាស៊ីនខាត់គ្រាប់ធញ្ញជាតិ ។ល។)
 - ម៉ាស៊ីនផលិតម្សៅនិងអាហារ ។ល។ (ម៉ាស៊ីនកិនម៉ាស៊ីនបូមបញ្ចូល ម៉ាស៊ីនវែង ម៉ាស៊ីនសម្អាតកន្ទក់ម៉ាស៊ីនលាយម៉ាស៊ីនកិនអង្ករសម្រួប ម៉ាស៊ីនកិនគ្រាប់សណ្តែក)
- កម្មន្តសាលាម៉ាស៊ីនសង្កត់កិន ។ល។ប្រើសម្រាប់ផលិតទំពាំងបាយជូរ ទឹកផ្លែ ឈើទឹកដមផ្លែឈើ។ល។
- កម្មន្តសាលាម៉ាស៊ីនឧស្សាហកម្មដុតនំឬផលិតម៉ាការូនី នំបញ្ចុកអ៊ុតាលីឬ ផលិតផលប្រហាក់ប្រហែលដូចជា៖
 - ឡដុតនំម៉ាស៊ីនលាយម្សៅម៉ាស៊ីនវាយនំ ពុម្ពចាក់នំ ម៉ាស៊ីនចិតចំណិត ម៉ាស៊ីនចាក់នំ។ល។
- កម្មន្តសាលាម៉ាស៊ីន និងបរិក្ខារកែច្នៃសម្រាប់ផលិតអាហារផ្សេងៗ៖
 - ម៉ាស៊ីនធ្វើស្ករគ្រាប់កាការឬស្ករក្រូចសម្រាប់ផលិតស្ករសម្រាប់ធ្វើស្រា បៀរកែច្នៃសាច់ ឬបសុបក្សីកែច្នៃផល្លានុផលគ្រាប់ធញ្ញជាតិឬបន្លែកែ ច្នៃសាច់ត្រីងារគ្រឿងអាហារសមុទ្រដទៃទៀត
 - ម៉ាស៊ីនចម្រោះ និងបន្សុទ្ធ
 - ម៉ាស៊ីនដទៃទៀតប្រើក្នុងការរៀបចំ ឧស្សាហកម្ម ឬផលិតកម្មអាហារ ឬ ភេសជ្ជៈ
- កម្មន្តសាលាម៉ាស៊ីនសម្រាប់ច្រោះ ឬផលិតជាតិខ្លាញ់ ឬប្រេងធ្វើពីសត្វពាហនៈ ឬបន្លែ
- កម្មន្តសាលាម៉ាស៊ីនរៀបចំថ្នាំជក់សម្រាប់ផលិតបារីឬស៊ីហ្គាឬថ្នាំជក់សម្រាប់ជក់ ខ្សែប្រុង ថ្នាំជក់ទំពារ ឬថ្នាំជក់សម្រាប់ហ៊ីត
- កម្មន្តសាលាម៉ាស៊ីនរៀបចំអាហារក្នុងសណ្ឋាគារនិងភោគនីយដ្ឋាន

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលបរិក្ខារសម្រាប់បញ្ជាក់ការស្នើលើអាហារ និងទឹកដោះគោ (មើល ២៦៦០)
- កម្មន្តសាលគ្រឿងម៉ាស៊ីនវេចខ្ចប់រុំ និង ផ្លឹងទម្ងន់ (មើល ២៨១៩)
- កម្មន្តសាលគ្រឿងម៉ាស៊ីនសម្អាតរៀបតាមផ្នែករៀបតាមលំដាប់ស៊ុតផ្ទៃឈើ (លើកលែង គ្រាប់ពូជគ្រាប់ធញ្ញជាតិនិងបន្លែក្រៀម) (មើល ២៨២១)។

២៨២៦ ២៨២៦០ កម្មន្តសាលម៉ាស៊ីនវាយនភ័ណ្ឌផលិតកម្មសម្លៀកបំពាក់ និងស្បែក

ថ្នាក់នេះ រាប់បញ្ចូល៖

- កម្មន្តសាលម៉ាស៊ីនវាយនភ័ណ្ឌ៖
 - ម៉ាស៊ីនសម្រាប់រៀបចំផលិត ប៉ែនហូតឬត្បាញ ឬកាត់សរសៃវាយនភ័ណ្ឌសំយោគវត្ថុធាតុ ឬអំបោះ
 - ម៉ាស៊ីនសម្រាប់រៀបចំសរសៃវាយនភ័ណ្ឌមានដូចជា៖ប្រឡេះគ្រាប់កប្បាសបំបែកម្រូរដុំកប្បាស ពន្លាកប្បាសត្រសុះកប្បាសសម្អាតរោមច្រៀមដាក់កាបូនរោមច្រៀម សិតត្រដោះរោមច្រៀមអន្លង ។ល។
 - ម៉ាស៊ីនខាអំបោះ
 - ម៉ាស៊ីនរៀបចំសរសៃអំបោះ ម្រអំបោះ ដោះអំបោះនិងម៉ាស៊ីនពាក់ព័ន្ធ
 - ម៉ាស៊ីនតម្បាញ (ក៏តម្បាញ) រួមទាំងក៏ត្បាញ ដោយដៃ
 - ម៉ាស៊ីនចាក់
 - ម៉ាស៊ីនសម្រាប់ចាក់សំណាញ់ស្បែក ខ្សែចងស្បែកជើង និងជរលម្អ ។ល។
- កម្មន្តសាលម៉ាស៊ីនឬបរិក្ខារជំនួយសម្រាប់ម៉ាស៊ីនតម្បាញ៖
 - ក៏ត្បាញប្រើទឹក ក៏ត្បាញដោយទម្លាក់អំបោះពីលើ ក៏ត្បាញឈប់ដោយស្វ័យប្រវត្តិក៏ត្បាញប្រើគ្រល់ ម៉ាស៊ីនអន្លងអំបោះរហាត់រៃអំបោះ ។ល។
- កម្មន្តសាលម៉ាស៊ីនបោះពុម្ពក្រណាត់
- កម្មន្តសាលម៉ាស៊ីនកែច្នៃក្រណាត់៖
 - ម៉ាស៊ីនបោកគក់ធ្វើឲ្យសជ្រលក់ពណ៌តុបតែង បង្ហើយ ពាស ឬភ្លោកក្រណាត់
 - កម្មន្តសាលម៉ាស៊ីនមូរលាបត់ក្រណាត់ កាត់ កាត់ដោយដោយក្រណាត់
- កម្មន្តសាលម៉ាស៊ីនបោកគក់សម្លៀកបំពាក់៖
 - ម៉ាស៊ីនអ៊ុតរួមទាំងឆ្នាំងអ៊ុតសង្កត់
 - ម៉ាស៊ីនសម្រាប់ពាណិជ្ជកម្មបោកសម្អាតនិង សម្អាត
 - ម៉ាស៊ីនបោកស្ងួត
- កម្មន្តសាលម៉ាស៊ីនដេរក្បាលម៉ាស៊ីនដេរនិងមូលម៉ាស៊ីនដេរ (ទោះជាប្រើ ឬមិនប្រើក្នុងផ្ទះក៏ដោយ)
- កម្មន្តសាលម៉ាស៊ីនសម្រាប់ផលិត ឬបង្ហើយក្រណាត់ ភួយសំឡីឬមិនមែនត្បាញ

- កម្មន្តសាលាម៉ាស៊ីនផលិតស្បែក៖
 - ម៉ាស៊ីនរៀបចំសម្លាប់ស្បែកឬការងារជាងស្បែកសត្វធំតូច ឬ ស្បែកសម្លាប់រួច
 - ម៉ាស៊ីនផលិត ឬជួសជុលស្បែកជើងឬផលិតផលដទៃទៀតធ្វើពីស្បែកសត្វធំតូច ឬស្បែកសម្លាប់រួច

ថ្នាក់នេះ មិនរាប់បញ្ចូល៖

- កម្មន្តសាលាក្រដាសឬ ក្រដាសកាតុង សម្រាប់ប្រើប្រាស់លើម៉ាស៊ីនត្បាញ (មើល ១៧០៩)
- កម្មន្តសាលាម៉ាស៊ីនបោកសម្អាត និងសម្អាតប្រើប្រាស់តាមផ្ទះ (មើល២៧៥១)
- កម្មន្តសាលាម៉ាស៊ីនរុំឡូកិនសាច់ក្រណាត់ឲ្យរលោង (មើល២៨១៩)
- កម្មន្តសាលាម៉ាស៊ីនប្រើប្រាស់សម្រាប់ការដេរ ឬចងក្រងសៀវភៅ (មើល ២៨២៩)។

២៨២៩ ២៩២៩០ កម្មន្តសាលាគ្រឿងម៉ាស៊ីនសម្រាប់គោលបំណងពិសេសដទៃទៀត

ថ្នាក់នេះរួមបញ្ចូលនូវកម្មន្តសាលាគ្រឿងម៉ាស៊ីនសម្រាប់គោលបំណងពិសេស ដែលមិនត្រូវបានរាប់បញ្ចូលក្នុងចំណាត់ថ្នាក់ដទៃ។

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលា ម៉ាស៊ីនសម្រាប់ធ្វើម្សៅក្រដាស
- កម្មន្តសាលាម៉ាស៊ីនធ្វើក្រដាសនិងក្រដាសកាតុង
- កម្មន្តសាលាម៉ាស៊ីនសម្អាតឈើម្សៅក្រដាសក្រដាសឬក្រដាសកាតុង
- កម្មន្តសាលាម៉ាស៊ីនរបស់របរធ្វើពីក្រដាស ឬក្រដាសកាតុង
- កម្មន្តសាលាម៉ាស៊ីនសម្រាប់ធ្វើការលើកៅស៊ូទន់ឬប្លាស្ទិកឬ សម្រាប់កម្មន្តសាលានៃផលិតផលពីវត្ថុធាតុទាំងនេះ ដូចជា៖
 - ម៉ាស៊ីនកិននិងចាក់ពុម្ពដោយរុញបញ្ជូលម៉ាស៊ីនស្នូចាក់ពុម្ពម៉ាស៊ីនធ្វើសំបកកង់រថយន្តឬជួសជុលសំបកកង់រថយន្តឡើងវិញ និងម៉ាស៊ីនដទៃទៀតសម្រាប់ផលិតនូវផលិតផលកៅស៊ូជាក់លាក់ណាមួយ ឬពីប្លាស្ទិក
- កម្មន្តសាលាម៉ាស៊ីនបោះពុម្ពនិងម៉ាស៊ីនចងសៀវភៅនិងម៉ាស៊ីនប្រើសម្រាប់សកម្មភាពគាំទ្រដល់ការ បោះពុម្ពលើវត្ថុធាតុផ្សេងៗ
- កម្មន្តសាលាម៉ាស៊ីនសម្រាប់ផលិតអិដ្ឋ ក្បឿងសេរ៉ាមិកដែលមានរូបសណ្ឋានបំពង់ទុយោក្រាហ្វិកអេឡិចត្រូតដីសពុម្ពចាក់ដែក ។ល។
- កម្មន្តសាលាម៉ាស៊ីនផលិតសីមីកុងឌុចទ័រ
- កម្មន្តសាលារ៉ូបូតឧស្សាហកម្មដែលដំណើរការជាមួយមុខងារច្រើនយ៉ាងសម្រាប់គោលបំណងពិសេស

- កម្មន្តសាលគ្រឿងម៉ាស៊ីននិងបរិក្ខារសម្រាប់គោលបំណងពិសេសផ្សេងៗទៀត ដូចជា៖
 - ម៉ាស៊ីនដំឡើងចង្កៀងអគ្គិសនីឬអេឡិចត្រូនិកអំពូលវែង ឬអំពូលមូល
 - ម៉ាស៊ីនផលិតកញ្ចក់ ឬវត្ថុធ្វើពីកញ្ចក់ សរសៃកញ្ចក់ សរសៃកញ្ចក់ឆ្មារ
 - ម៉ាស៊ីន ឬបរិក្ខារសម្រាប់បំបែកអ៊ីសូតូប
- កម្មន្តសាលបរិក្ខារម្រង់និងថ្លឹងសំបកកង់រថយន្ត និងបរិក្ខារថ្លឹងលំនឹង (លើកលែងការថ្លឹងកង់)
- កម្មន្តសាលប្រព័ន្ធបាញ់ខ្លាញ់គោ
- កម្មន្តសាលគ្រឿងប្រដាប់សម្រាប់បង្ហោះយន្តហោះផណ្តើរលើកដាក់ឥវ៉ាន់យន្តហោះនិងបរិក្ខារពាក់ព័ន្ធផ្សេងៗទៀត
- កម្មន្តសាលបរិក្ខារល្បែងកីឡាបោះបូលស្វ័យប្រវត្តិ (ឧ. ឧបករណ៍ចាប់កូនបូលីង)
- ក្តារមូលសម្រាប់ក្មេងជិះលេងកម្សាន្ត ទោងស្តង់បាញ់ឬក្តារគោលដៅសម្រាប់ការបាញ់និងបរិក្ខារល្បែងកម្សាន្តនៅតាមទីលានកម្សាន្ត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ (មើល ២៧៥)
- កម្មន្តសាលម៉ាស៊ីនថតចម្លង (មើល ២៨១៧)
- កម្មន្តសាលម៉ាស៊ីន ឬបរិក្ខារសម្រាប់ការងារកៅស៊ូរឹង ឆ្នាស្និករឹង ឬកញ្ចក់ស្រអាប់ (មើល ២៨២២)
- កម្មន្តសាលពុម្ពចាក់ដុំដែក (មើល ២៨២៣)
- កម្មន្តសាលម៉ាស៊ីនបោះពុម្ពលើក្រណាត់ (មើល ២៨២៦)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ២៩ ៖ កម្មន្តសាលយានយន្ត រ៉ឺម៉កសណ្តោងនិងរ៉ឺម៉កពាក់កណ្តាលសណ្តោង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
២៩១			កម្មន្តសាលយានយន្ត
	២៩១០	២៩១០០	កម្មន្តសាលនិង/ឬតំឡើងរថយន្ត

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលរថយន្តដឹកអ្នកដំណើរ
- កម្មន្តសាលរថយន្តសម្រាប់ធ្វើពាណិជ្ជកម្មដូចជា៖
 - រថយន្តដឹកទំនិញធុនមធ្យម រថយន្តដឹកទំនិញធុនធំរថយន្តអូស រ៉ឺម៉កពាក់កណ្តាលសណ្តោង ។ល។
- កម្មន្តសាលរថយន្តក្រុងរថយន្តត្រូវឡើ (ធ្វើចលនាតាមខ្សែភ្លើង) និង រថយន្តក្រុងប្រណិត
- កម្មន្តសាលគ្រឿងម៉ាស៊ីនរថយន្ត
- កម្មន្តសាលសាកស៊ីរថយន្ត
- កម្មន្តសាលយានយន្តដទៃផ្សេងទៀត៖
 - យានយន្តសម្រាប់បើកលើទឹកកករថយន្តបើកនៅទីលានកូនហ្គោលរថថលិក
 - រថយន្តពន្លត់អគ្គិសនីរថយន្តបោសសម្អាតផ្លូវ រថយន្តបណ្តាលយថល័ត រថក្រោះ ។ល។
 - រថយន្តលាយបេតុង
- រថយន្តបើកលើទីស្ថានដីពិបាក (អេធីរី) រថយន្តតូចៗសម្រាប់ប្រណាំងនិងប្រភេទរថយន្តប្រណាំងផ្សេងៗទៀត

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរ៖

- កម្មន្តសាលបរិក្ខារបំភ្លឺសម្រាប់យានយន្ត (មើល ២៧៤០)
- កម្មន្តសាលពីស្តង់ក្រវ៉ាត់ពីស្តង់និងកាប៉ូយរាទ័រ (មើល ២៨១១)
- កម្មន្តសាលត្រាក់ទ័រកសិកម្ម (មើល ២៨២១)
- កម្មន្តសាលត្រាក់ទ័រសម្រាប់បម្រើការងារសាងសង់ ឬដឹករ៉ឺ (មើល២៨២៥)
- កម្មន្តសាលរថយន្តចាក់ដី (មើល ២៨២៥)
- កម្មន្តសាលតូរថយន្ត (មើល ២៩២០)
- កម្មន្តសាលគ្រឿងបន្លាស់បន្សំអេឡិចត្រូនិកសម្រាប់រថយន្ត (មើល ២៩៣០)
- កម្មន្តសាលគ្រឿងបន្លាស់បន្សំ និងគ្រឿងបន្លាស់សម្រាប់រថយន្ត (មើល ២៩៣០)
- កម្មន្តសាលរថក្រោះនិងយានយន្តយោធាប្រយុទ្ធ (មើល ៣០៤០)
- ការថែទាំជួសជុលនិងផ្លាស់ប្តូរគ្រឿងបន្លាស់យានយន្ត (មើល ៤៥២០)។

២៩២ កម្មន្តសាលតូយានយន្ត កម្មន្តសាលរ៉ឺម៉កសណ្តោងនិងពាក់កណ្តាលសណ្តោង

- ២៩២០ កម្មន្តសាលតូយានយន្ត កម្មន្តសាលរ៉ឺម៉កសណ្តោងនិងពាក់កណ្តាលសណ្តោង
- ២៩២០១ កម្មន្តសាលរ៉ឺម៉កសណ្តោង
- ២៩២០៩ ការផលិតតូយានយន្ត កម្មន្តសាលរ៉ឺម៉កសណ្តោងនិងពាក់កណ្តាលសណ្តោង ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលតូយានយន្ត រួមទាំងកាប៊ីនយានយន្ត
- បរិក្ខារបំពាក់បន្ថែម សម្រាប់យានយន្តគ្រប់ប្រភេទរ៉ឺម៉កសណ្តោង និងពាក់កណ្តាលសណ្តោង
- កម្មន្តសាលរ៉ឺម៉កសណ្តោងនិងពាក់កណ្តាលសណ្តោង ដូចជា៖
 - សម្រាប់ការដឹកជញ្ជូនទំនិញ៖ស៊ីទែនរ៉ឺម៉កសណ្តោងដែលអាចដោះបាន ។ល។
 - សម្រាប់ការដឹកជញ្ជូនអ្នកដំណើរ៖រ៉ឺម៉កសណ្តោងអាចដឹកអ្នកដំណើរបាន ។ល។
- កម្មន្តសាលកុងតឺន័រសម្រាប់ដឹកជញ្ជូនតាមរបៀបមួយ ឬច្រើនថតបាន

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលរ៉ឺម៉កសណ្តោងនិងពាក់កណ្តាលសណ្តោងរៀបចំពិសេសសម្រាប់ប្រើប្រាស់ក្នុងការងារកសិកម្ម (មើល ២៨២១)
- កម្មន្តសាលគ្រឿងបន្លាស់បន្សំនិងគ្រឿងបន្លាស់តូយានយន្ត (មើល ២៩៣០)
- កម្មន្តសាលយានអូសទាញដោយសត្វពាហនៈ(មើល ៣០៩៩)។

២៩៣ កម្មន្តសាលគ្រឿងបន្លាស់បន្សំនិងគ្រឿងបន្លាស់របស់យានយន្ត

- ២៩៣០ ២៩៣០០ កម្មន្តសាលគ្រឿងបន្លាស់បន្សំនិងគ្រឿងបន្លាស់របស់យានយន្ត

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលគ្រឿងបន្លាស់បន្សំនិងគ្រឿងបន្លាស់របស់យានយន្ត៖
 - ហ្វ្រាំង ប្រអប់លេខភ្លៅកង់ ប្រព័ន្ធបូម វ៉ាដ្យាទ័រ ប្រដាប់ទប់សំឡេង បំពង់ផ្សែងម៉ាស៊ីនបំលែងជាតិគីមីអំប្រាយ៉ាហ្ស ដៃចង្កូតភ្លៅចង្កូត និងប្រអប់ចង្កូត
- កម្មន្តសាលគ្រឿងបន្លាស់បន្សំនិងគ្រឿងបន្លាស់នៃតូយានយន្ត៖
 - ខ្សែក្រវាត់សុវត្ថិភាពពោងខ្យល់ការពារ ទ្វារកាងរថយន្ត

- កម្មន្តសាលាកៅអីរថយន្ត
- កម្មន្តសាលាបរិក្ខារអគ្គិសនីសម្រាប់យានយន្តដូចជាឌីណាម៉ូអាស់ទែណាទ័រ ប៊ូស៊ីខ្សៀប៊ូស៊ីប្រព័ន្ធបិទបើកកញ្ចក់ទ្វារ ការដំឡើងកុងទ័រនៅតាមប្រដាប់កែតម្រូវតង់ស្យុង ។ល។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលាសំបកកង់យានយន្ត (មើល ២២១១)
- កម្មន្តសាលាទុរយោកៅស៊ូនិងខ្សែក្រវ៉ាត់និងផលិតផលកៅស៊ូដទៃទៀត (មើល ២២១៩)
- កម្មន្តសាលាទុរយោញាស្លិក និងខ្សែក្រវ៉ាត់ និងផលិតផលញាស្លិកដទៃទៀត (មើល ២២២៩)
- កម្មន្តសាលាអាគុយសម្រាប់យានយន្ត (មើល ២៧២០)
- កម្មន្តសាលាបរិក្ខារបំភ្លឺយានយន្ត (មើល ២៧៤០)
- កម្មន្តសាលាពីស្តង់ក្រវ៉ាត់ពីស្តង់និងកាប៊ូយរាទ័រ (មើល ២៨១១)
- កម្មន្តសាលាម៉ូទ័របូមសម្រាប់យានយន្ត និងគ្រឿងម៉ាស៊ីន (មើល ២៨១៣) ការថែទាំជួសជុលនិងផ្លាស់ប្តូរយានយន្ត (មើល ៤៥២០)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ៣០ ៖ កម្មន្តសាលបរិក្ខារដឹកជញ្ជូនដទៃទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣០១			ការសាងសង់កប៉ាល់និងកាណូត
	៣០១១		ការសាងសង់កប៉ាល់ និងសំណង់បណ្តែកទឹក
		៣០១១១	ការសាងសង់កប៉ាល់ពាណិជកម្ម
		៣០១១២	ការផលិតទូកនេសាទ
		៣០១១៩	ការសាងសង់កប៉ាល់ និងសំណង់បណ្តែកទឹក ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរួមបញ្ចូលទាំងសំណង់កប៉ាល់ (លើកលែងតែទូកសម្រាប់កីឡាឬសម្រាប់លំហែ) និងការសាងសង់សំណង់បណ្តែកទឹក ។

ថ្នាក់នេះរាប់បញ្ចូល៖

- ការសាងសង់កប៉ាល់ពាណិជកម្ម៖ នាវាសម្រាប់ដឹកអ្នកដំណើរសាឡាងចម្លងកប៉ាល់ដឹកទំនិញនាវាដឹកប្រេង នាវាសណ្តោង ។ល។
- ការសាងសង់នាវាចម្បាំង
- ការសាងសង់នាវានេសាទ និងនាវារោងចក្រកែច្នៃផលនេសាទ

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- ពោង (លើកលែងប្រភេទពោងលំហែកាយ)
- ការសាងសង់ក្បួនខ្នងប្រេងបណ្តែត ឬនៅក្រោមទឹក
- សំណង់បណ្តែកទឹកដូចជា៖
 - ដៃបណ្តែកទឹកស្តានបណ្តែតយូបខ្យល់សម្រាប់មនុស្សធ្វើការក្នុងទឹក
 - អាកាសយានដ្ឋានបណ្តែតសម្រាប់យន្តហោះចុះចតពោងសម្គាល់ផ្លូវ
 - ទឹកស៊ីទែនបណ្តែតសាឡាងដឹកទំនិញសាឡាងតូចៗសម្រាប់ផ្ទេរទំនិញដងស្អុចបណ្តែតពោងខ្យល់ដែលមិនមែនសម្រាប់កម្សាន្ត ។ល។
- កម្មន្តសាលផ្នែកខ្លះនៃកប៉ាល់និងសំណង់បណ្តែកទឹក

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលគ្រឿងបំណែករបស់នាវាក្រៅពីផ្នែក ដំឡើងសំខាន់ៗដូចជា៖
 - កម្មន្តសាលក្តោងនាវា (មើល ១៣៩២)
 - កម្មន្តសាលស្លាបចក្ររបស់នាវា (មើល២៥៩៩)
 - កម្មន្តសាលយុទ្ធាធ្វើពីដែកឬដែកថែប (មើល ២៥៩៩)
 - កម្មន្តសាលគ្រឿងម៉ាស៊ីននាវា (មើល ២៨១១)
- កម្មន្តសាលឧបករណ៍បង្ហាញផ្លូវសម្រាប់នាវាចរណ៍ (មើល ២៦៥១)
- កម្មន្តសាលបរិក្ខារបំភ្លឺសម្រាប់នាវា (មើល ២៧៤០)
- កម្មន្តសាលយានយន្តថលិក (មើល ២៩១០)

- កម្មន្តសាលាទូកដែលបញ្ចូលខ្យល់ ឬពោងខ្យល់សម្រាប់កម្សាន្ត (មើល ៣០១២)
- ការជួសជុលនិងថែទាំកប៉ាល់ និងសំណង់បណ្តែត (មើល ៣៣១៥)
- ការកាត់បំបែកកប៉ាល់ចាស់ៗ (មើល ៣៨៣០)
- ការដំឡើងគ្រឿងខាងក្នុងនៃកប៉ាល់ (មើល ៤៣៣០)។

៣០១២ ៣០១២០ ការផលិតទូកកម្សាន្ត និងទូកកីឡា

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលាទូកពោងបញ្ចូលខ្យល់ និងពោងខ្យល់
- ការសាងសង់ទូកប្រើក្តោងដែលភ្ជាប់ ឬមិនភ្ជាប់ជាមួយម៉ាស៊ីន
- ការសាងសង់ទូកម៉ាស៊ីន
- ការសាងសង់ប្រភេទពោងបណ្តែតសម្រាប់ជិះលំហែកាយ
- កម្មន្តសាលាទូកស្តីតូចៗ
- កម្មន្តសាលាទូកកម្សាន្តនិងទូកកីឡាដទៃទៀត ដូចជា៖ ទូកកាណូយទូកកាយ៉ាក់ ទូកថែវទូកក្តោងតូចៗ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលាគ្រឿងបំណែកសម្រាប់ទូកកម្សាន្ត និងទូកកីឡា៖
 - កម្មន្តសាលាក្តោងទូក (មើល ១៣៩២)
 - កម្មន្តសាលាយុដ្តាដែលធ្វើពីដែក និងដែកថែប (មើល ២៥៩៩)
 - កម្មន្តសាលាម៉ាស៊ីនកប៉ាល់ (មើល ២៨១១)
- កម្មន្តសាលាក្តារជិះលើទឹកមានក្តោងនិងអត់ក្តោង (មើល ៣២៣០)
- ការថែទាំ ជួសជុល ឬផ្លាស់ប្តូរគ្រឿងបន្លាស់ សម្រាប់ទូកកម្សាន្ត (មើល ៣៣១៥)។

៣០២ កម្មន្តសាលាក្បាលរថភ្លើង និងទូផ្ទុកទំនិញ

៣០២០ ៣០២០០ កម្មន្តសាលាក្បាលរថភ្លើងនិងទូផ្ទុកទំនិញ

ថ្នាក់នេះរាប់បញ្ចូលនូវ៖

- កម្មន្តសាលាក្បាលរថភ្លើងដើរដោយថាមពលប្រេងម៉ាស៊ូតចំហាយទឹកនិង ថាមពលផ្សេងៗទៀត
- កម្មន្តសាលា យានរត់លើផ្លូវដែកដែលប្រើម៉ាស៊ីនអូសទាញដោយខ្លួនឯង ត្រាំវ៉េ រថភ្លើងដឹកទំនិញរថភ្លើងសម្រាប់ថែទាំផ្លូវដែកនិងសេវាផ្សេងៗទៀត
- កម្មន្តសាលាយានរត់លើផ្លូវដែកឬត្រាំវ៉េដែលមិនមានក្បាលអូសទាញ៖
 - រថភ្លើងដឹកអ្នកដំណើរ ដឹកទំនិញទូស៊ុំទែនទដឹកទំនិញនិងផ្ទេរទំនិញ ដោយខ្លួនឯងទូរោងជាងទូស្តូចទំនិញក្បាលអូសទាញ។ល។

- កម្មន្តសាលគ្រឿងបន្លាស់ពិសេសសម្រាប់ក្បាលរថភ្លើង ត្រាំវ៉ែប៊ូទូដឹកទំនិញដូចជា៖
 - ជើងក្រោមភ្លៅនិងកង់ប្រឡាំងនិងគ្រឿងបំណែកនៃប្រឡាំងទំពក់និងប្រព័ន្ធតភ្ជាប់ទូកាងទូរថភ្លើងប្រដាប់កាត់បន្ថយការប៉ះទង្គិចនិងផ្នែករបស់វាបូមគ្រោងទូនិងក្បាលរថភ្លើងតូនគ្រឿងសម្រាប់តភ្ជាប់ និងដើរពីទូមួយទៅទូមួយទៀត។ល។

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាលគ្រឿងផ្តល់សញ្ញាមេកានិកនិងអេឡិចត្រូមេកានិក បរិក្ខារសុវត្ថិភាពនិងបរិក្ខារបញ្ជាសម្រាប់ផ្លូវដែកត្រាំវ៉ែផ្លូវគោកផ្លូវទន្លេទីស្តាចំណាត់ថ្នាក់យន្តនិងប្រឡាយន្តហោះ។ល។
- កម្មន្តសាលក្បាលរថភ្លើង និងយានរត់លើផ្លូវដែកសម្រាប់ដឹកវ៉ែ
- កម្មន្តសាលទូរថភ្លើងដឹកអ្នកដំណើរ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលផ្លូវដែកដែលមិនទាន់បានដំឡើង (មើល ២៤១០)
- កម្មន្តសាលកំណល់ផ្លូវដែកតម្លើងរួច (មើល ២៥៩៩)
- កម្មន្តសាលគ្រឿងផ្តល់សញ្ញាអគ្គិសនី បរិក្ខារសុវត្ថិភាពនិងត្រួតពិនិត្យចរាចរណ៍ (មើល ២៧១១)
- កម្មន្តសាលឧបករណ៍ផ្តល់សញ្ញាធ្វើពីអេឡិចត្រូនិកឧបករណ៍គ្រប់គ្រងសុវត្ថិភាពបូចរាចរណ៍ (មើល ២៧៩០)
- កម្មន្តសាលគ្រឿងម៉ាស៊ីននិងទូរថភ្លើង (មើល ២៨១១)។

៣០៣ កម្មន្តសាល យន្តហោះយានអវកាស និងម៉ាស៊ីនដែលពាក់ព័ន្ធដទៃទៀត
 ៣០៣០ ៣០៣០០ កម្មន្តសាលយន្តហោះយានអវកាស និងម៉ាស៊ីនពាក់ព័ន្ធដទៃទៀត

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលយន្តហោះសម្រាប់ដឹកទំនិញឬអ្នកដំណើរសម្រាប់ប្រើប្រាស់ដោយកងទ័ព សម្រាប់កីឡានិងសម្រាប់គោលបំណងដទៃទៀត
- កម្មន្តសាលឧទ្ធកម្មាតចក្រ
- កម្មន្តសាលអាកាសយានអត់ម៉ាស៊ីន ស្លាបសំកាំងហោះដោយមនុស្សតោង
- កម្មន្តសាលពោងហោះប្រើចំហោះ យោងឡើង

- កម្មន្តសាលគ្រឿងបំណែក និងគ្រឿងបន្លំ យន្តហោះក្នុងថ្នាក់នេះរួមមាន៖
 - គ្រឿងដំឡើងសំខាន់ដូចជាគូយន្តហោះស្ថាប័នប្រព័ន្ធត្រួតពិនិត្យផ្ទៃខាងក្រៅសំណុំគ្រឿងសម្រាប់ចុះចតស៊ីទែនសាំងបំពង់បីតឱ្យលំនៅស្ថាប ។ល។
 - កង្ហារយន្តហោះដងកង្ហានិងស្ថាបកង្ហាឧទ្ធុម្ពាគចក្រ មូទ័រនិងម៉ាស៊ីនក្នុងយន្តហោះ
 - ផ្នែកនៃទូរប៊ីនប្រតិកម្ម និងទូរប៊ីនកង្ហាយន្តហោះ
- កម្មន្តសាលយន្តហោះសម្រាប់ហ្វឹកហ្វឺនការហោះហើរ
- កម្មន្តសាលយានអវកាសនិងយានសម្រាប់បង្ហោះផ្កាយរណបយានតាមដានពិនិត្យភព ស្ថានីយយានអវកាសក្នុងលំហ យានចម្លង
- កម្មន្តសាលគ្រាប់មីស៊ីលឆ្លងទ្វីប

ថ្នាក់នេះក៏រួមបញ្ចូលផងដែរនូវ៖

- ការពិនិត្យជួសជុលរុះរើយន្តហោះឬម៉ាស៊ីនយន្តហោះ
- កម្មន្តសាលកៅអីយន្តហោះ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលឆ័ត្រយោង (មើល ១៣៩២)
- កម្មន្តសាលបរិក្ខារយោធានិងគ្រាប់រំសេវ (មើល ២៥២០)
- កម្មន្តសាលបរិក្ខារទូរគមនាគមន៍សម្រាប់ផ្កាយរណប (មើល ២៦៣២ និង ២៦៣៩)
- កម្មន្តសាលការបំពាក់ឧបករណ៍យន្តហោះនិងឧបករណ៍ហោះហើរ (មើល ២៦៥១)
- កម្មន្តសាលប្រព័ន្ធរកទិសដៅក្នុងអាកាស (មើល ២៦៥១)
- កម្មន្តសាលបរិក្ខារបំភ្លឺសម្រាប់យន្តហោះ (មើល ២៧៤០)
- កម្មន្តសាលគ្រឿងបញ្ជូន និងគ្រឿងអគ្គិសនីផ្សេងៗទៀតសម្រាប់ម៉ាស៊ីនចំហោះខាងក្នុង (មើល ២៧៩០)
- កម្មន្តសាលពីស្តង់ក្រវាត់ពីស្តង់និងកាប៊ូរ៉េទ័រ (មើល ២៨១១)
- កម្មន្តសាលគ្រឿងបង្ហោះយន្តហោះគ្រឿងបង្ហោះ យន្តហោះលើកប៉ាល់ និងបរិក្ខារពាក់ព័ន្ធដទៃទៀត (មើល ២៨២៩)។

៣០៤

កម្មន្តសាលយានយន្តយោធាចម្បាំង

៣០៤០ ៣០៤០០ កម្មន្តសាលយានយន្តយោធាចម្បាំង

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលាថ្នាក់ក្រោម
- កម្មន្តសាលាថ្នាក់ក្រោម៖ ថលិក (អាចបើកលើគោកនិងក្នុងទឹក)
- កម្មន្តសាលាយានយោធាម្យ៉ាងដទៃទៀត

ថ្នាក់នេះមិនរួមបញ្ចូល៖

- កម្មន្តសាលាអារុធ និងគ្រាប់រំសេវ(មើល២៥២០)។

៣០៩

កម្មន្តសាលាបរិក្ខារដឹកជញ្ជូនដទៃទៀតដែលមិនពុំបានរាប់បញ្ចូល

៣០៩១ ៣០៩១០ កម្មន្តសាលាទោចក្រយានយន្ត

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលាទោចក្រយានយន្ត ម៉ូប៉ែត (ទោចក្រយានយន្តមានឈ្មោះធាក់ដូចកង់) និងទោចក្រយានដែលមានម៉ាស៊ីនជាជំនួយ
- កម្មន្តសាលាម៉ាស៊ីនសម្រាប់ទោចក្រយានយន្ត
- កម្មន្តសាលាម៉ូតូកង់បីមានរទេះចំហៀង
- កម្មន្តសាលាគ្រឿងបំណែកនិងគ្រឿងបន្សុំសម្រាប់ ទោចក្រយានយន្ត

ថ្នាក់នេះមិនរួមបញ្ចូល៖

- កម្មន្តសាលាទោចក្រយាន (មើល ៣០៩២)
- កម្មន្តសាលារទេះជនពិការ (មើល ៣០៩២)។

៣០៩២ កម្មន្តសាលាទោចក្រយាន និងរទេះជនពិការ

៣០៩២១ កម្មន្តសាលាទោចក្រយាន

៣០៩២២ កម្មន្តសាលារទេះជនពិការ

៣០៩២៩ កម្មន្តសាលាទោចក្រយាន និងរទេះជនពិការ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាទោចក្រយានគ្មានម៉ាស៊ីន និងយានដទៃទៀតគិតទាំងត្រីចក្រយាន (ស៊ីតូ) ទោចក្រយានធាក់ដោយមនុស្សពីនាក់ ទោចក្រយាននិងត្រីចក្រយានសម្រាប់កូនក្មេង
- កម្មន្តសាលាគ្រឿងបំណែក និងគ្រឿងបន្សុំសម្រាប់ទោចក្រយាន
- កម្មន្តសាលារទេះសម្រាប់ជនពិការដែលមានឬគ្មានម៉ាស៊ីន
- កម្មន្តសាលាគ្រឿងបំណែក និងគ្រឿងបន្សុំសម្រាប់រទេះជនពិការ
- កម្មន្តសាលារទេះទារក

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលទោចក្រយានដែលមានម៉ាស៊ីនជាជំនួយ (មើល ៣០៩១)
- កម្មន្តសាលល្បែងកូនក្មេងដែលមានកង់សម្រាប់ជិះរាប់ទាំងទោចក្រយាននិងត្រីចក្រយានឆ្លាស្និក (មើល ៣២៤០)។

៣០៩៩ ៣០៩៩០ កម្មន្តសាលបរិក្ខារដឹកជញ្ជូនដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលយានរុញដោយដៃ ដូចជា៖ រទេះដឹកវ៉ាលីស រទេះអូសដៃ រទេះរំអិល លើទឹកកក រទេះក្នុងហាងទំនិញ ។ល។
- កម្មន្តសាលយានអូសដោយសត្វ ដូចជា៖ រទេះសេះប្រណាំង រទេះលា រទេះសេះមានតុបតែង ។ល។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- យានដឹកជញ្ជូនទំនិញមិនថាមាន ឬគ្មានបរិក្ខារសម្រាប់លើកដាក់ទំនិញនិងយូរនាំទំនិញទោះជាមាន ឬគ្មានចលនាដោយខ្លួនឯងដែលជាប្រភេទប្រើ ក្នុងរោងចក្រ (គិតទាំងរទេះរុញដោយដៃ និងរទេះដៃកង់មួយលើកដាក់ទំនិញ (មើល២៨១៦)
- រទេះតុបតែងប្រើក្នុងគោដនីយដ្ឋានដូចជា រទេះដាក់បង្កែមរទេះដាក់អាហារ (មើល ៣១០០)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ៣១ ៖ កម្មន្តសាលគ្រឿងសង្ហារឹម

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣១០			កម្មន្តសាលគ្រឿងសង្ហារឹម
	៣១០០		កម្មន្តសាលគ្រឿងសង្ហារឹម
		៣១០០១	កម្មន្តសាលគ្រឿងសង្ហារឹមធ្វើពីឈើ
		៣១០០២	កម្មន្តសាលគ្រឿងសង្ហារឹមធ្វើពីបេតុង
		៣១០០៣	កម្មន្តសាលគ្រឿងសង្ហារឹមធ្វើពីដែក
		៣១០០៤	កម្មន្តសាលគ្រឿងសង្ហារឹមសាឡុង
		៣១០០៥	កម្មន្តសាលគ្រឿងសង្ហារឹមដទៃទៀតទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូលទាំងការផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទនិងគ្រប់វត្ថុធាតុដើម(លើកលែងតែធ្វើពីថ្មបេតុង និងសេរ៉ាមិក) សម្រាប់គ្រប់ទីកន្លែងនិងក្នុងគោលបំណងផ្សេងៗ

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលកៅអីមានបង្អែក និងកៅអីប្រើក្នុង ការិយាល័យបន្ទប់ធ្វើការ សណ្ឋាគារភោជនីយដ្ឋានទីកន្លែងសាធារណៈ និងក្នុងផ្ទះ
- កម្មន្តសាលកៅអីមានបង្អែក និងកៅអីក្នុងរោងមហាស្រពរោងភាពយន្ត និងស្រដៀងគ្នា
- កម្មន្តសាលកៅអីសាឡុងត្រៃសាឡុងនិងឈុតសាឡុង
- កម្មន្តសាលកៅអីមានបង្អែក និងកៅអីក្នុងសួនច្បារ
- កម្មន្តសាលគ្រឿងសង្ហារឹមពិសេសសម្រាប់ហាងលក់ដូរដូចជា៖ តុគិតលុយទូតាំងវត្ថុ ធ្វើ ។ល។
- កម្មន្តសាលគ្រឿងសង្ហារឹមសម្រាប់ព្រះវិហារសាសនាសាលារៀន និងភោជនីយដ្ឋាន
- កម្មន្តសាលគ្រឿងសង្ហារឹមការិយាល័យ
- កម្មន្តសាលគ្រឿងសង្ហារឹមផ្ទះបាយ
- កម្មន្តសាលគ្រឿងសង្ហារឹមសម្រាប់បន្ទប់គេងបន្ទប់ទទួលភ្ញៀវនិងសួនច្បារ ។ល។
- កម្មន្តសាលឃ្លប់ទូសម្រាប់ម៉ាស៊ីនដេរទូរទស្សន៍ ។ល។
- កម្មន្តសាលកៅអីវែងសម្រាប់បន្ទប់ពិសោធន៍ កៅអីមូលគ្មានបង្អែក និងកៅអីក្នុងបន្ទប់ពិសោធន៍ (ឧ. ទូនិងតុ)

ថ្នាក់នេះរួមបញ្ចូល៖

- ការងារសម្រេច ដូចជា៖ ការដាក់កម្រាលកៅអីមានបង្អែក និងកៅអី
- ការងារសម្រេចគ្រឿងសង្ហារឹមដូចជា៖ បាញ់ថ្នាំលាប់ថ្នាំប្លូលានិងដាក់កម្រាល
- កម្មន្តសាលគ្រែមិនទាន់ដាក់ពួក
- កម្មន្តសាលពួក៖
 - ពួករ៉ឺស័រឬពួកញាត់ (ក្រណាត់ ឬគ) ឬពួកញាត់ខាងក្នុងនូវវត្ថុធាតុផ្សេងៗ
 - ពួកកញ្ចាស្លឹកកៅស៊ូ
- រទេះរុញសម្រាប់តុបតែងភោជនីយដ្ឋាន ដូចជារទេះដាក់បង្អែមរទេះដាក់ម្ហូបអាហារ

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលខ្នើយកើយ ពួកអង្គុយខ្នើយរចនាសម្រាប់តុបតែងកម្រាលដេកមានច្រើនស្រទាប់និងភួយ (មើល ១៣៩២)
- កម្មន្តសាលពួកកៅស៊ូបញ្ចូលខ្យល់ (មើល ២២១៩)
- កម្មន្តសាលគ្រឿងសង្ហារឹមធ្វើពីសេរ៉ាមិកបេតុងនិងថ្ម (មើល ២៣៩៣, ២៣៩៥, និង ២៣៩៦)
- កម្មន្តសាលគ្រឿងចាប់ចង្កៀងបំភ្លឺ ឬចង្កៀង (មើល ២៧៤០)
- កម្មន្តសាលក្តារខៀន (មើល ២៨១៧)
- កម្មន្តសាលកៅអីរថយន្តកៅអីរថភ្លើងនិងកៅអីយន្តហោះ (មើល ២៩៣០, ៣០២០, និង ៣០៣០)
- ការចាប់ភ្ជាប់គ្រឿងសង្ហារឹម ការដំឡើងជញ្ជាំងខណ្ឌនិងការដំឡើងគ្រឿងសង្ហារឹមជាបរិក្ខារមន្ទីរពិសោធន៍ (មើល ៤៣៣០)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ៣២ ៖ កម្មន្តសាលផ្សេងៗទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣២១			កម្មន្តសាលរតនភណ្ឌគ្រឿងអលង្ការនិងរបស់របរពាក់ព័ន្ធ
	៣២១១		កម្មន្តសាលរតនភណ្ឌនិងរបស់របរពាក់ព័ន្ធដែលធ្វើពីវត្ថុធាតុមានតម្លៃនិងពាក់កណ្តាលមានតម្លៃ
		៣២១១១	កម្មន្តសាលរតនភណ្ឌ និងរបស់របរពាក់ព័ន្ធដែលធ្វើពីមាស
		៣២១១២	កម្មន្តសាលរតនភណ្ឌ និងរបស់របរពាក់ព័ន្ធដែលធ្វើពីប្រាក់
		៣២១១៣	កម្មន្តសាលរតនភណ្ឌ និងរបស់របរពាក់ព័ន្ធដែលធ្វើពីថ្ម
		៣២១១៤	កម្មន្តសាលរតនភណ្ឌដទៃទៀត និងរបស់របរពាក់ព័ន្ធដែលធ្វើពីវត្ថុធាតុមានតម្លៃ និងពាក់កណ្តាលមានតម្លៃដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូល៖

- ផលិតកម្មកែច្នៃគុជ
- ផលិតកម្មត្បូងថ្មមានតម្លៃនិងពាក់កណ្តាលមានតម្លៃក្នុងសភាពកែច្នៃ ដោយរួមមានការកែច្នៃថ្មមានគុណភាពជាឧស្សាហកម្ម និងសំយោគ ឬការកែច្នៃឡើងវិញនូវត្បូងថ្មមានតម្លៃ និងពាក់កណ្តាលមានតម្លៃ
- ការកែច្នៃពេជ្រ
- កម្មន្តសាលរតនភណ្ឌនៃលោហធាតុមានតម្លៃឬលោហធាតុមូលដ្ឋានស្រោបដោយលោហធាតុមានតម្លៃ ឬត្បូងថ្មមានតម្លៃពាក់កណ្តាលមានតម្លៃឬផ្សំឡើងដោយលោហធាតុមានតម្លៃជាមួយនឹងត្បូងថ្មមានតម្លៃ ឬពាក់កណ្តាលមានតម្លៃ ឬវត្ថុធាតុផ្សេងៗ
- កម្មន្តសាលជាងទងនៃលោហធាតុមានតម្លៃ ឬលោហធាតុមូលដ្ឋានស្រោបជាមួយនឹងលោហធាតុមានតម្លៃ ដូចជា៖
 - គ្រឿងកែវពែងគ្រឿងបានគ្រឿងឆ្នាំងសម្ភារៈបន្ទប់ទឹកសម្ភារៈការិយាល័យ ឬសម្ភារៈសាសនា។ល។
- កម្មន្តសាលប្រភេទលោហធាតុមានតម្លៃសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ ឬក្នុងបច្ចេកទេស (លើកលែងតែឧបករណ៍ និងគ្រឿងបំណែក) ដូចជា៖ឆ្នាំងស្នូចចាក់ពុម្ពលោហធាតុ ខ្នុរកូរអាណូតស្រោបលោហធាតុ ។ល។
- កម្មន្តសាលខ្សែនាឡិកាដៃកងពាក់នៅដៃខ្សែពាក់ព្យួរនាឡិកាប្រអប់បារីពីលោហធាតុមានតម្លៃ
- កម្មន្តសាលកាក់ រួមទាំងប្រាក់កាក់ រូបិយប័ណ្ណ ទោះជាធ្វើពីលោហធាតុ មានឬគ្មានតម្លៃ

ថ្នាក់នេះរួមបញ្ចូលផងដែរនូវ៖

- ការឆ្លាក់ផលិតផលប្រើផ្ទាល់ខ្លួនពីលោហធាតុដែលមាន និងគ្មានតម្លៃ

ថ្នាក់នេះមិនរាប់បញ្ចូលនូវ៖

- កម្មន្តសាលខ្សែនាឡិកាដែលមិនមែនលោហធាតុ (ក្រណាត់ ស្បែក ធាតុស្វិត
- ។ល។) (មើល ១៥១២)
- កម្មន្តសាលលោហធាតុមូលដ្ឋានពាសជាមួយលោហធាតុមានតម្លៃ (លើកលែងតែគ្រឿងអលង្ការកាឡែ) (មើលផ្នែក ២៥)
- កម្មន្តសាលតួនាឡិកា (មើល ២៦៥២)
- កម្មន្តសាលខ្សែនាឡិកាពីលោហធាតុ (គ្មានតម្លៃ) (មើល ៣២១២)
- កម្មន្តសាលគ្រឿងអលង្ការកាឡែ(មើល ៣២១២)។

៣២១២ ៣២១២០ កម្មន្តសាលគ្រឿងអលង្ការកាឡែនិងអលង្ការស្រដៀងគ្នា

ថ្នាក់នេះរួមបញ្ចូល៖

- កម្មន្តសាលគ្រឿងអលង្ការតុបតែងសិប្បនិមិត្ត ឬកាឡែ៖
 - ចិញ្ចៀន ខ្សែដៃ ខ្សែក និងគ្រឿងអលង្ការស្រដៀងគ្នា ដែលធ្វើពីលោហធាតុមូលដ្ឋានពាសជាមួយលោហធាតុមានតម្លៃ
 - គ្រឿងអលង្ការបំពាក់ដោយត្បូងថ្មកាឡែ ដូចជា៖ ថ្មត្បូងកាឡែ ពេជ្រកាឡែ និងវត្ថុស្រដៀងគ្នា
- កម្មន្តសាលខ្សែនាឡិកាដៃពីលោហធាតុ (លើកលែងតែពីលោហធាតុមានតម្លៃ)

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលគ្រឿងអលង្ការពីលោហធាតុមានតម្លៃ ឬស្រោបជាមួយលោហធាតុមានតម្លៃ (មើល ៣២១១)
- កម្មន្តសាលគ្រឿងអលង្ការបំពាក់ដោយត្បូងថ្មពិតប្រាកដ (មើល ៣២១១)
- កម្មន្តសាលខ្សែនាឡិកាពីលោហធាតុមានតម្លៃ (មើល ៣២១១)។

៣២២

កម្មន្តសាលឧបករណ៍តន្ត្រី

៣២២០

កម្មន្តសាលឧបករណ៍តន្ត្រី

៣២២០១ កម្មន្តសាលឧបករណ៍តន្ត្រីប្រពៃណី

៣២២០៩ កម្មន្តសាលឧបករណ៍តន្ត្រី ដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូលនូវ៖

- កម្មន្តសាលឧបករណ៍តន្ត្រីប្រើខ្សែ
- កម្មន្តសាលឧបករណ៍តន្ត្រីប្រើខ្សែមានក្តាចុច(keyboard) សម្រាប់ចុចរួមទាំង
- ល្បាណូស្វ័យប្រវត្តិ
- កម្មន្តសាលអិកប្រើបំពង់ ដោយមានបន្ទះចុចរួមទាំងអកដាន់ (harmoniums) និងឧបករណ៍តន្ត្រីមានបន្ទះចុចស្រដៀងគ្នា និងមានអណ្តាតពីលោហធាតុ
- កម្មន្តសាលអាក់គកដេអុងនិងឧបករណ៍តន្ត្រីស្រដៀង រួមទាំងអិកផ្លូ
- កម្មន្តសាលឧបករណ៍តន្ត្រីប្រើខ្សែលំ

- កម្មន្តសាលាឧបករណ៍តន្ត្រីដោយគោរពបូជី
- កម្មន្តសាលាឧបករណ៍តន្ត្រីដែលបញ្ចេញសំឡេងដោយអគ្គិសនី
- កម្មន្តសាលាប្រអប់ភ្លេង អ៊ីកសម្រាប់លេងកម្សាន្ត ឧបករណ៍តន្ត្រីដែលបញ្ចេញសំឡេងដោយសារចំហាយ ទឹកឬខ្យល់បណ្តែន ។ល។
- កម្មន្តសាលាគ្រឿងបន្លាស់បន្សំឧបករណ៍តន្ត្រីនិងគ្រឿងបន្លាស់ ដូចជា៖
 - ឧបករណ៍កំណត់ចង្វាក់ភ្លេងចំពោះបញ្ចេញសូរខ្លីបំផុតបន្តិចសំឡេងកាត ថាសនិងបំពង់រ៉ូឡូសម្រាប់ឧបករណ៍ដើរដោយមេកានិកដោយស្វ័យប្រវត្ត ។ល។

ថ្នាក់នេះក៏រាប់បញ្ចូលផងដែរនូវ៖

- កម្មន្តសាលាកញ្ចប់ស្នែងផ្លុំនិងឧបករណ៍ឲ្យសញ្ញាបញ្ចេញសំឡេងដោយផ្លុំ

ថ្នាក់នេះ មិនរាប់បញ្ចូលនូវ៖

- ផលិតកម្ម និងថតសំឡេងឡើងវិញនិងកាសែតថាសវីដេអូ (មើល ១៨២០)
- កម្មន្តសាលាមីក្រូហ្វូនអ៊ីត្តិធុងបាសកាសស្តាប់និងគ្រឿងបន្សំស្រដៀងគ្នាដទៃទៀត (មើល ២៦៤៩)
- កម្មន្តសាលាម៉ាស៊ីនចាក់ថាសម៉ាញ៉ូនិងឧបករណ៍ស្រដៀងគ្នាដទៃទៀត (មើល ២៦៤២)
- កម្មន្តសាលាឧបករណ៍ភ្លេងសម្រាប់ភ្លេងលេង (មើល ៣២៤០)
- ការរៀបអ៊ីកឡើងវិញនិងឧបករណ៍តន្ត្រីបូរណ៍ដទៃទៀត (មើល ៣៣១៩)
- ការថតផ្សាយឡើងវិញជាកាសែតឬថាសសំឡេងនិងវីដេអូ (មើល ៥៩២០)
- ការរឹតខ្ទង់ព្យាណូ (មើល ៩៥២៩)។

៣២៣

កម្មន្តសាលាសម្ភារៈកីឡា

៣២៣០ ៣២៣០០ កម្មន្តសាលាសម្ភារៈកីឡា

ក្នុងថ្នាក់នេះរួមមានកម្មន្តសាលាសម្ភារៈកីឡានិងអត្តពលកម្ម (លើកលែងតែសម្លៀកបំពាក់ និងស្បែកជើងកីឡា)។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលារបស់របរ និងបរិក្ខារសម្រាប់កីឡាលេងនៅវាល និងក្នុងរោងកីឡាពីគ្រប់វគ្គធាតុ ដូចជា៖
 - កូនបាល់រឹង ទន់និងមានខ្យល់
 - វ៉ាក់កែតដំបងនិងវ៉ាក់កែតសំណាញ់
 - ស្ពីប្រដាប់រឹតនិងជើងទ្រស្ពី
 - ស្បែកជើងស្ពី
 - បន្ទះក្តារមានក្តោងនិងបន្ទះក្តារជិះលើទឹក
 - សម្ភារៈកីឡានេសាទ្យមទាំងកន្ត្រកសំណាញ់មានដងសម្រាប់ដាក់ត្រី
 - សម្ភារៈកីឡាប្រមាញ់កីឡាឡើងភ្នំ។ល។

- ស្រោមដៃនិងមួកកីឡាធ្វើពីស្បែក
- ស្បែកជើងរំអិលលើទឹកកកស្បែកជើងមានកង់ ។ល។
- ធ្នូ និងស្នា
- បរិក្ខារសម្រាប់មជ្ឈមណ្ឌលកីឡាកាយសម្ព័ន្ធកីឡាកាយវប្បកម្ម ឬកីឡាអត្តពលកម្ម

ថ្នាក់នេះមិនរាប់បញ្ចូល ៖

- កម្មន្តសាលាទូកក្តោង(មើល១៣៩២)
- កម្មន្តសាលាសម្លៀកបំពាក់កីឡា (មើល១៤១១)
- កម្មន្តសាលាកែបសេះនិងបង្ហែរសេះ (មើល ១៥១២)
- កម្មន្តសាលាខ្សែតីនិងរំពាត់វាយសេះ(មើល ១៥១២)
- កម្មន្តសាលាស្បែកជើងកីឡា (មើល ១៥២០)
- កម្មន្តសាលាអាវុធនិងគ្រាប់រំសេវសម្រាប់កីឡា (មើល ២៥២០)
- កម្មន្តសាលាដៃកលើកទម្ងន់ (មើល២៥៩៩)
- កម្មន្តសាលាបរិក្ខារសម្រាប់កីឡាបូលីងស្វ័យប្រវត្តិ (មើល ២៨២៩)
- កម្មន្តសាលាយានសម្រាប់កីឡាក្រៅពីគៀវរំអិល និងស្រដៀងគ្នា (មើលផ្នែក ២៩ និង ៣០)
- កម្មន្តសាលាទូក (មើល៣០១២)
- កម្មន្តសាលាតុប៊ីយ៉ា (មើល ៣២៤០)
- កម្មន្តសាលាធុកចុកត្រចៀកនិងសម្រាប់ការពារសំឡេង (ឧ. សម្រាប់ការហែលទឹកនិងការពារសម្លេង) (មើល ៣២៩០)។

៣២៤

កម្មន្តសាលាហ្គេមនិងប្រដាប់ប្រដារក្មេងលេខ

៣២៤០ ៣២៤០០ កម្មន្តសាលាហ្គេមនិងប្រដាប់ប្រដារក្មេងលេង

ក្នុងថ្នាក់នេះរួមមានកម្មន្តសាលាតុក្កតាប្រដាប់ប្រដារក្មេងលេងនិងហ្គេម (រួមទាំងហ្គេមអេឡិចត្រូនិក) គំរូដែលបំពេញទំហំពិត និងយានជំនិះក្មេង (លើកលែងតែកង់ និងត្រីចក្រយានធ្វើពីលោហធាតុ) ។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាតុក្កតានិងសម្លៀកបំពាក់តុក្កតា គ្រឿងបំណែក និងគ្រឿងបន្សុំ
- កម្មន្តសាលារូបសំណាក់តូចៗមានចលនា
- កម្មន្តសាលារូបសំណាក់សត្វសម្រាប់ក្មេងលេង
- កម្មន្តសាលាឧបករណ៍ក្មេងក្មេងលេង
- កម្មន្តសាលាសន្លឹកបៀវ
- កម្មន្តសាលាបន្ទះក្តារហ្គេម និងហ្គេមស្រដៀងគ្នា
- កម្មន្តសាលាហ្គេមអេឡិចត្រូនិក ដូចជា៖ អុក ។ល។
- កម្មន្តសាលាគំរូដែលបំពេញទំហំពិត និងគំរូដែលកម្សាន្តស្រដៀងគ្នាថ្លើង អគ្គិសនីនិងកំប្លោសំណង់ផ្សេងៗ ។ល។

- កម្មន្តសាលាហ្គេមដោយប្រើកាក់ប៊ីយ៉ាតុពិសេសសម្រាប់ល្បែងកាស៊ីណូ។ល។
- កម្មន្តសាលាគ្រឿងសម្រាប់កម្សាន្តសប្បាយតុហ្គេមឬល្បែងលេងកម្សាន្តក្នុងជំរុំផ្សេងៗទៀត
- កម្មន្តសាលាប្រដាប់ប្រដាក្មេងលេងមានកង់អាចជិះបានរួមទាំងកង់ និងត្រីចក្រយានប្លាស្ទិក
- កម្មន្តសាលារូបផ្គុំនិងរបស់ស្រដៀងគ្នា ។

ថ្នាក់នេះមិនរាប់បញ្ចូល៖

- កម្មន្តសាលាដៃអូហ្គេមសម្រាប់កម្សាន្ត (មើល ២៦៤៩)
- កម្មន្តសាលាកង់ជិះ (មើល ៣០៩២)
- ការសរសេរ និងបោះពុម្ពយន្តរកម្មវិធីដៃអូហ្គេមកម្សាន្ត (មើល ៥៨២០ និង ៦២០១) ។

៣២៥

កម្មន្តសាលាឧបករណ៍ និងគ្រឿងផ្គត់ផ្គង់សម្រាប់វេជ្ជសាស្ត្រ និងទន្តសាស្ត្រ

៣២៥០ ៣២៥០០ កម្មន្តសាលាឧបករណ៍ និងគ្រឿងផ្គត់ផ្គង់សម្រាប់វេជ្ជសាស្ត្រ និងទន្តសាស្ត្រ

ក្នុងថ្នាក់នេះរួមមានកម្មន្តសាលាបរិក្ខារមន្ទីរពិសោធន៍ ឧបករណ៍វះកាត់ និងវេជ្ជសាស្ត្រ គ្រឿងបរិក្ខារនិងគ្រឿងផ្គត់ផ្គង់ការវះកាត់បរិក្ខារ និងគ្រឿងផ្គត់ផ្គង់ទន្តសាស្ត្រសម្ភារៈកែលំអរធ្មេញធ្មេញសិប្បនិម្មិត រួមមានទាំងកម្មន្តសាលា គ្រឿងសង្ហារឹមសម្រាប់វេជ្ជសាស្ត្រ ទន្តសាស្ត្រ និងគ្រឿងសង្ហារឹមស្រដៀងគ្នា ដែលប្រើមុខងារពិសេសបន្ថែមដូចជា៖ កៅអីពេទ្យធ្មេញដែលភ្ជាប់ជាមួយប្រព័ន្ធអ៊ីដ្រូលិក។

ថ្នាក់នេះរាប់បញ្ចូល៖

- កម្មន្តសាលាក្រណាត់គ្របពេលវះកាត់ចេសដេរនិងក្រដាសប្រើពេលវះកាត់
- កម្មន្តសាលាសម្ភារៈរឹបធ្មេញនិងស៊ីម៉ង់ត៍ប៉ះធ្មេញ (លើកលែងតែការសម្រាប់បិតធ្មេញសិប្បនិម្មិតដែលអាចដកចេញចូលបាន) ក្រមួនពុម្ពធ្មេញនិងបាយអសូន្យពុម្ពធ្មេញដទៃទៀត
- កម្មន្តសាលាស៊ីម៉ង់ត៍ឆ្អឹងឡើងវិញ
- កម្មន្តសាលាចង្ក្រានសម្រាប់មន្ទីរពិសោធន៍ទន្តសាស្ត្រ
- កម្មន្តសាលាម៉ាស៊ីនសម្អាតដោយប្រព័ន្ធ អ៊ុលត្រាសូនិកប្រើក្នុងមន្ទីរពិសោធន៍
- កម្មន្តសាលាឧបករណ៍សម្លាប់មេរោគក្នុងបន្ទីរពិសោធន៍
- កម្មន្តសាលាបរិក្ខារមន្ទីរពិសោធន៍ ប្រភេទបិទយកចំហាយ និងសង់ទ្រីហ្វ៊ុយ ប្រើក្នុងមន្ទីរពិសោធន៍
- កម្មន្តសាលាគ្រឿងសង្ហារឹមសម្រាប់វេជ្ជសាស្ត្រវះកាត់ទន្តសាស្ត្រឬបសុពេទ្យដូចជា៖ តុវះកាត់, តុពិនិត្យជំងឺ, គ្រែពេទ្យភ្ជាប់ជាមួយប្រព័ន្ធមេកានិក, កៅអីពេទ្យធ្មេញ
- កម្មន្តសាលាបន្ទះតឆ្អឹងនិងវីសចាប់ឆ្អឹងសីរ៉ាំងមូលចាក់ថ្នាំ ទុយោសុងបំពង់សុងចាក់ចូលទៅក្នុងខ្លួន។ល។
- កម្មន្តសាលាឧបករណ៍ទន្តសាស្ត្រ (រួមទាំងកៅអីពេទ្យធ្មេញមានភ្ជាប់ដោយបរិក្ខារពេទ្យធ្មេញ

- កម្មន្តសាលធ្មេញសិប្បនិម្មិតបង្គោលធ្មេញ។ល។និងរបស់របរផ្សេងទៀតដែលធ្វើនៅក្នុងមន្ទីរពិសោធន៍ទន្តសាស្ត្រ
- កម្មន្តសាលឧបករណ៍សម្រាប់ព្យាបាលការបាក់ឆ្អឹងឬគ្រុចថ្លោះនិងអវយវៈសិប្បនិម្មិត
- កម្មន្តសាលកែវភ្នែក (សិប្បនិម្មិត)
- កម្មន្តសាលសីតុណ្ហមាត្រសម្រាប់វេជ្ជសាស្ត្រ
- កម្មន្តសាលបរិក្ខារទាក់ទងនឹងចក្ខុភាពវែនតាមើលអក្សរវែនតាការពារពន្លឺកញ្ចក់វែនតាវាស់ភ្នែកកញ្ចក់ដាក់ក្នុងភ្នែក វែនតាសុវត្ថិភាព

ថ្នាក់នេះមិនរាប់បញ្ចូលនូវ៖

- កម្មន្តសាលការបិតធ្មេញសិប្បនិម្មិត (ដោះចេញចូលបាន) (មើល ២០២៣)
- កម្មន្តសាលសំឡឹកំប្រេសជ្រលក់ថ្នាំរួចសម្រាប់រុំបូស ។ល។ (មើល ២១០១)
- កម្មន្តសាលបរិក្ខារវេជ្ជសាស្ត្រប្រើអគ្គិសនី និងបរិក្ខារព្យាបាលដោយអគ្គិសនី (មើល ២៦៦០)
- កម្មន្តសាលកៅអីមានកង់រុញ (មើល ៣០៩២)។

៣២៩

កម្មន្តសាលដទៃទៀតដែលពុំបានរាប់បញ្ចូល

៣២៩០ ៣២៩០០ កម្មន្តសាលដទៃទៀតដែលពុំបានរាប់បញ្ចូល

ថ្នាក់នេះរាប់បញ្ចូលនូវ៖

- កម្មន្តសាលបរិក្ខារការពារសុវត្ថិភាព ដូចជា៖
 - កម្មន្តសាលសម្លៀកបំពាក់ធន់នឹងភ្លើងនិងសម្លៀកបំពាក់ការពារសុវត្ថិភាព
 - កម្មន្តសាលខ្សែក្រវាត់ការពារសុវត្ថិភាពអ្នកឡើងបង្គោលភ្លើង និងខ្សែក្រវាត់ដទៃទៀតសម្រាប់ប្រើក្នុងពេលបំពេញការងារ
 - កម្មន្តសាលអាវពោងស្មៅ
- កម្មន្តសាលមូកធ្វើពីប្លាស្ទិករឹងនិងបរិក្ខារសុវត្ថិភាពផ្ទាល់ខ្លួន ដទៃទៀតធ្វើពីប្លាស្ទិក (ឧ. មូកការពារកីឡាអត្តពលកម្ម)
 - កម្មន្តសាលឈុតសម្លៀកបំពាក់អ្នកពន្លត់អគ្គិភ័យ
 - កម្មន្តសាលមូកដៃកសុវត្ថិភាពនិងឧបករណ៍សុវត្ថិភាពផ្ទាល់ខ្លួនធ្វើពីដែកដទៃទៀត
 - កម្មន្តសាលឆ្លុកការពារគ្រឿងនិងសម្លេង (ឧ. សម្រាប់ពេលហែលទឹកនិងការពារសំឡេង)
 - កម្មន្តសាលស្រោមមុខការពារឧស្ម័ន
- កម្មន្តសាលអំបោសនិងប្រាសរួមទាំងប្រាសដែលផ្តុំជាផ្នែកនៃម៉ាស៊ីនប្រើដោយដៃក្នុងការសម្អាតផ្ទៃកំរាលអំបោសជូតក្តារនិងអំបោសស្លាបសត្វដក់សម្រាប់លាបថ្នាំបន្ទះលាបថ្នាំនិងរ៉ូឡូលាបថ្នាំអំបោសដទៃទៀត។ល។

- កម្មន្តសាលប្រាសដុសសម្លៀកបំពាក់ និងស្បែកជើង
- កម្មន្តសាលបិទនិងខ្មៅដៃគ្រប់ប្រភេទដែលមាន ឬគ្មានមេកានិក
- កម្មន្តសាលបណ្តុលខ្មៅដៃ
- កម្មន្តសាលត្រារាយកាលបរិច្ឆេទបិទតែម និងវាយលេខគ្រឿងបោះពុម្ពដោយដៃ ឬធ្លាក់គូរអក្សរ ផុសចេញកំប្លោម៉ាស៊ីនបោះពុម្ពដោយដៃខ្សែបន្ទះខ្មៅសម្រាប់ ម៉ាស៊ីនវាយអង្គុលីលេខនិងប្រអប់ទឹកត្រា
- កម្មន្តសាលភ្នំគោល
- កម្មន្តសាលធំត្រង់ត្រការពារកំដៅថ្ងៃឈើច្រត់ដើរឈើទ្រអង្គុយ
- កម្មន្តសាលឡេវឡេវកិប ខ្សែរត
- កម្មន្តសាលដៃកកេះ
- កម្មន្តសាលរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា៖ ខ្សែរ ស្រែបាញ់ខ្លួនបំពង់ទឹក ក្តៅនិងបំពង់សុញ្ញអាកាសដទៃទៀតប្រើសម្រាប់ផ្ទាល់ខ្លួនឬប្រើក្នុងផ្ទះ សក់ក្លែង ក្លាយពុកមាត់ក្លែងក្លាយរោមភ្នែកក្លែងក្លាយ
- កម្មន្តសាលរបស់របរផ្សេងទៀត ដូចជា៖ ទៀន ទៀនតូចសម្រាប់អុជក្នុងពិធី បុណ្យ និងទៀនស្រដៀងគ្នា បាច់ផ្កា កម្រងផ្កានិងកន្រ្តកផ្កា ផ្កាសិប្បនិម្មិត ផ្លែ ឈើនិងស្លឹកឈើ របស់កំប្លែងនិងរូបតុក្កតាតូចៗ កន្រ្តកចាក់ដោយដៃនិង កញ្ជ្រាងអែងដោយដៃ រូបសំណាករាងមនុស្សសម្រាប់ជាងកាត់ដេរ(ម៉ាស៊ីនកាំង) មឈូសបញ្ចុះសព ។ល។
- សកម្មភាពដេរញាត់បំប៉ោងរូបសំណាកសត្វឲ្យទៅជារូបភាពដើម

ថ្នាក់នេះមិនរាប់បញ្ចូលនូវ៖

- កម្មន្តសាលប្រឆេះដៃកកេះ (មើល ១៣៩៩)
- កម្មន្តសាលសម្លៀកបំពាក់ធ្វើការនៅការដ្ឋាន និងឈុតសម្លៀកបំពាក់បំពេញ ការងារសេវាកម្ម (ឧ. អាវពាក់ក្នុងមន្ទីរពិសោធន៍ សម្លៀកបំពាក់ធ្វើការទូទៅឯក សណ្ឋាន) (មើល ១៤១១)
- កម្មន្តសាលរូបតុក្កតាតូចៗធ្វើពីក្រដាស (មើល ១៧០៩)
- កម្មន្តសាលរូបតុក្កតាតូចៗធ្វើពីប្លាស្ទិក (មើល ២២២៩)។

ជំពូក គ ៖ កម្មន្តសាល

ផ្នែក ៣៣ ៖ ការជួសជុលនិងដំឡើងម៉ាស៊ីន និងគ្រឿងបរិក្ខាររបស់ម៉ាស៊ីន

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣៣១			ការជួសជុលផលិតផលម៉ាស៊ីននិងគ្រឿងបរិក្ខារលោហធាតុកែច្នៃ
	៣៣១១	៣៣១១០	ការជួសជុលផលិតផលលោហធាតុកែច្នៃ

ក្នុងថ្នាក់នេះ រាប់បញ្ចូលនូវការជួសជុល និងថែទាំផលិតផលលោហធាតុកែច្នៃបិតក្នុង ផ្នែក ២៥ ។

ថ្នាក់នេះរាប់បញ្ចូលនូវ៖

- ការជួសជុលធុងធ្វើពីលោហធាតុអាងស្តុកនិងបោត
- ការជួសជុលនិងថែទាំបំពង់ទុយេនិងខ្សែបំពង់
- ការជួសជុលឧបករណ៍ចល័តផ្សារភ្ជាប់គ្នា
- ការជួសជុលទូកដឹកទំនិញធ្វើពីដែកថែប
- ការជួសជុលនិងថែទាំម៉ាស៊ីនបង្កើតចំហាយទឹកឬចំហាយដទៃទៀត
- ការជួសជុល និងថែទាំគ្រឿងបន្លំបន្ថែមដែលប្រើជាមួយម៉ាស៊ីនបង្កើតចំហាយ ទឹក ដូចជា៖
 - កង់ដងសាទ័រប្រដាប់សន្សំសំចៃថាមពលប្រដាប់បង្កើនកម្ដៅចំហាយ ទឹកប្រដាប់ចាប់យកចំហាយទឹក ប្រដាប់ផ្ទុកចំហាយទឹក
- ការជួសជុលនិងថែទាំអាក់ទ័រនុយក្លេអែរលើកលែងគ្រឿងបំបែកអ៊ីសូតុប
- ការជួសជុលនិងថែទាំគ្រឿងបន្លំបន្ថែមរបស់នាវាសមុទ្រនិងឡចំហាយ ថាមពល
- ការជួសជុលម៉ាស៊ីនកម្ដៅក្នុងផ្ទះនិងវ៉ាដ្យាទ័រ
- ការជួសជុលនិងថែទាំអាវុធនិងយុទ្ធភ័ណ្ណ (រួមមានការជួសជុលកាំភ្លើងកីឡានិង កាំភ្លើងសម្រាប់កម្សាន្ត)

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការជួសជុលប្រព័ន្ធបង្កើតកម្ដៅ។ល។(មើល ៤៣២២)
- ការជួសជុលគ្រឿងបរិក្ខារសោមេកានិកទូសុវត្ថិភាព។ល។ (មើល ៨០២០)។

៣៣១២ ៣៣១២០ ការជួសជុលគ្រឿងម៉ាស៊ីន

ថ្នាក់នេះរួមបញ្ចូល ការជួសជុលនិងថែទាំគ្រឿងម៉ាស៊ីន និងឧបករណ៍សម្រាប់ការងារ ឧស្សាហកម្ម ដូចជា ការសំលៀងឬដំឡើងកាំបិតនិងរណារ ពាណិជ្ជកម្ម និងឧស្សាហកម្មសេវាកម្មជួសជុល តាមរយៈការផ្សារ (ឧ. ខាងថយន្តនិងទូទៅ) ការជួសជុលគ្រឿងម៉ាស៊ីននិងឧបករណ៍ សម្រាប់ការងារកសិកម្មនិងឧស្សាហកម្មធ្ងន់ធ្ងន់ (ឧ.ប្រដាប់លើកដាក់អ៊ីវ៉ាន់ និងឧបករណ៍សម្រាប់លើកដាក់សម្ភារៈដទៃផ្សេងទៀត ឧបករណ៍ម៉ាស៊ីនឧបករណ៍ម៉ាស៊ីនធ្វើឲ្យត្រជាក់ជាលក្ខណៈពាណិជ្ជកម្ម គ្រឿងម៉ាស៊ីននិងឧបករណ៍សំណង់និងរុករកដែ) គ្រឿងម៉ាស៊ីន និងឧបករណ៍បង្គុំសម្រាប់ផ្នែក ២៨ ។

ថ្នាក់នេះរួមបញ្ចូល៖

- ការជួសជុល និងថែទាំម៉ាស៊ីនមិនមែនថយន្តឧ.ម៉ាស៊ីនរបស់កប៉ាល់ឬរថភ្លើង
- ការជួសជុល និងថែទាំម៉ាស៊ីនប៉ូមនិងឧបករណ៍ពាក់ព័ន្ធដទៃទៀត
- ការជួសជុលនិងថែទាំឧបករណ៍ដែលដើរដោយថាមពលរាវ
- ការជួសជុលសន្ទះបិទបើក
- ការជួសជុលធាតុផ្សំនៃស្តីចក្រនិងឧបករណ៍បើកបរ
- ការជួសជុល និងថែទាំឡកំដៅដំណើរការសម្រាប់ឧស្សាហកម្ម
- ការជួសជុល និងថែទាំឧបករណ៍សម្រាប់លើកដាក់សម្ភារៈ
- ការជួសជុលនិងថែទាំឧបករណ៍ធ្វើឲ្យត្រជាក់សម្រាប់ការងារពាណិជ្ជកម្ម និងឧបករណ៍បន្សុទ្ធខ្យល់
- ការជួសជុលនិងថែទាំគ្រឿងម៉ាស៊ីនសម្រាប់គោលបំណងពាណិជ្ជកម្មទូទៅ
- ការជួសជុលគ្រឿងបរិក្ខារដំណើរការដោយដៃ
- ការជួសជុល និងថែទាំឧបករណ៍និងគ្រឿងបរិក្ខារម៉ាស៊ីនកាត់និងស្រោបដែក
- ការជួសជុល និងថែទាំគ្រឿងបរិក្ខារម៉ាស៊ីនដទៃទៀត
- ការជួសជុល និងថែទាំត្រាក់ទ័រកសិកម្ម
- ការជួសជុលនិងថែទាំគ្រឿងម៉ាស៊ីនកសិកម្មនិង គ្រឿងម៉ាស៊ីនរុក្ខកម្មនិងកាប់ឈើ
- ការជួសជុលនិងថែទាំគ្រឿងម៉ាស៊ីនក្រឡឹងដែក
- ការជួសជុលនិងថែទាំគ្រឿងម៉ាស៊ីនសម្រាប់ការងាររុករកដែកសំណង់និង ប្រេងនិងឧស្ម័ន
- ការជួសជុលនិងថែទាំគ្រឿងម៉ាស៊ីនសម្រាប់កែច្នៃអាហារភេសជ្ជៈនិងថ្នាំជក់
- ការជួសជុល និងថែទាំគ្រឿងម៉ាស៊ីនវាយភក្តីនិង ផលិតកម្មស្បែក
- ការជួសជុលនិងថែទាំគ្រឿងម៉ាស៊ីនសម្រាប់ផលិតក្រដាស
- ការជួសជុលនិងថែទាំគ្រឿងម៉ាស៊ីនប្រើសម្រាប់គោលបំណងពិសេសដទៃទៀតនៃផ្នែក ២៨
- ការជួសជុលនិងថែទាំឧបករណ៍រង្វាស់ទម្ងន់
- ការជួសជុល និងថែទាំម៉ាស៊ីនលក់ទំនិញដើរដោយស្វ័យប្រវត្តិ
- ការជួសជុលនិងថែទាំម៉ាស៊ីនរាប់ប្រាក់
- ការជួសជុល និងថែទាំម៉ាស៊ីនថតចម្លងឯកសារ

- ការជួសជុលម៉ាស៊ីនគិតលេខមិនថាជា និងមិនមែនជាអេឡិចត្រូនិក
- ការជួសជុលអង្គលីលេខ

ថ្នាក់នេះមិនរាប់បញ្ចូលនូវ៖

- ការដំឡើងជួសជុលនិងថែទាំនូវ ឧបករណ៍ធ្វើឲ្យមានកម្ដៅ និងឧបករណ៍កម្ដៅ ផ្សេងដទៃទៀត (មើល ៤៣២២)
- ការដំឡើងជួសជុលនិងថែទាំ ជណ្ដើរយន្តនិងជណ្ដើរយោង (មើល ៤៣២៩)។

៣៣១៣ ៣៣១៣០ ការជួសជុលឧបករណ៍អេឡិចត្រូនិកនិងអុបទិក

ថ្នាក់នេះមានរាប់បញ្ចូល នូវការជួសជុលនិងថែទាំ របស់របរដែលផលិតក្នុងក្រុម ២៦៥, ២៦៦, និង ២៦៧ លើកលែងតែរបស់របរ ដែលចាត់ទុកថាជារបស់របរប្រើប្រាស់ក្នុងផ្ទះ។

ថ្នាក់នេះរួមបញ្ចូលនូវ៖

- ការជួសជុលនិងថែទាំឧបករណ៍វាស់វែងធ្វើតេស្ត រកទិស និងត្រួតពិនិត្យ នៃថ្នាក់ ២៦៥ ដែលមានដូចជា៖
 - គ្រឿងបរិក្ខាម៉ាស៊ីនយន្តហោះ
 - បរិក្ខារធ្វើតេស្តការបញ្ចេញផ្សែងយានយន្ត
 - ឧបករណ៍ឧតុនិយម
 - បរិក្ខារត្រួតពិនិត្យ និងធ្វើតេស្តលក្ខណៈរូបអេឡិចត្រូនិកនិងគីមី
 - ឧបករណ៍អង្កេតស្ទាប់ស្ទង់
 - ឧបករណ៍រុករកការសាយភាយនិងតាមដានកាំរស្មី
- ការជួសជុល និងថែទាំបរិក្ខារបំភាយកាំរស្មីអេឡិចត្រូមេកានិកស្រ្តូនិងព្យាបាល ដោយអគ្គីសនី នៃថ្នាក់ ២៦៦០ ដែលមានដូចជា៖
 - បរិក្ខាររូបភាពវិស្វណ័ម៉ាញ៉េទិក
 - បរិក្ខារពេទ្យអ៊ុលត្រាសំឡេង
 - បរិក្ខារជំនួយចលនាបេះដូងបង្កប់នៅក្នុងខ្លួន (បេះដូងសិប្បនិម្មិត)
 - គ្រឿងជួយក្នុងការស្ដាប់
 - បរិក្ខារអេឡិចត្រូកាឌីយ៉ូក្រាហ្វ
 - បរិក្ខារពេទ្យ ឆ្លុះពិនិត្យដោយអគ្គីសនី
 - បរិក្ខារបំភាយកាំរស្មី
- ការជួសជុលនិងថែទាំឧបករណ៍និងបរិក្ខារអុបទិកនៃក្រុម ២៦៧ ក្នុងករណីដែល ប្រើប្រាស់សម្រាប់ការងារពាណិជ្ជកម្ម មានដូចជា៖
 - កែវយឺតជិត
 - មីក្រូទស្សន៍ (លើកលែងអេឡិចត្រូនិកប្រូតុង)
 - កែវយឺតឆ្ងាយ
 - ព្រីសនិងកញ្ចក់ឡង់ទី (លើកលែងសម្រាប់ចក្ខុសាស្ត្រ)
 - ឧបករណ៍ថតរូប

ថ្នាក់នេះមិនរាប់បញ្ចូលនូវ៖

- ការជួសជុលនិងថែទាំម៉ាស៊ីនថតចម្លង (មើល ៣៣១២)
- ការជួសជុលនិងថែទាំកុំព្យូទ័រនិងគ្រឿងតភ្ជាប់ជាមួយកុំព្យូទ័រ (មើល ៩៥១១)
- ការជួសជុលនិងថែទាំឧបករណ៍បញ្ជាំងរូបភាពចលនា និងស្លាយ (មើល ៩៥១១)
- ការជួសជុលនិងថែទាំឧបករណ៍ទំនាក់ទំនង (មើល ៩៥១២)
- ការជួសជុលនិងថែទាំទូរទស្សន៍និងវីដេអូលក្ខណៈជាពាណិជ្ជកម្ម (មើល ៩៥១២)
- ការជួសជុលការម៉ៅវីដេអូប្រភេទប្រើប្រាស់ជាគ្រួសារ (មើល ៩៥២១)
- ការជួសជុលនាឡិកាដៃ និងនាឡិកាព្យួរ (មើល ៩៥២៩)។

៣៣១៤ ៣៣១៤០ ការជួសជុលបរិក្ខារអគ្គិសនី

ថ្នាក់នេះ រាប់បញ្ចូលនូវការជួសជុល និងថែទាំរបស់របរក្នុងផ្នែក ២៧ លើកលែងតែរបស់របរនៃក្រុម ២៧៥ (បរិក្ខារផ្ទះបាយ)។

ថ្នាក់នេះរាប់បញ្ចូល៖

- ការជួសជុលនិងថែទាំគ្រឿងស្នូលថាមពលគ្រឿងស្នូលបរិមាណចែកចាយ និងត្រួតពិនិត្យចរន្តអគ្គិសនី
- ការជួសជុលនិងថែទាំម៉ូទ័រអគ្គិសនីម៉ាស៊ីនភ្លើងនិងកុំប្លេម៉ូទ័រ
- ការជួសជុលនិងថែទាំកុងតាក់និងប្រព័ន្ធបញ្ជាបញ្ជាក់
- ការជួសជុលនិងថែទាំវីឡេ និងឧបករណ៍ត្រួតពិនិត្យក្នុងឧស្សាហកម្ម
- ការជួសជុល និងថែទាំថ្មពិល និងអាគុយ
- ការជួសជុលនិងថែទាំបរិក្ខារអគ្គិសនីបំភ្លឺ
- ការជួសជុលនិងថែទាំគ្រឿងតឿនភ្លើង ទោះជាមិនចម្លងចរន្តអគ្គិសនីឬចម្លងចរន្តអគ្គិសនីក្តីសម្រាប់សៀគ្វីអគ្គិសនី

ថ្នាក់នេះមិនរាប់បញ្ចូលនូវ៖

- ការជួសជុលនិងថែទាំនូវ កុំព្យូទ័រនិងគ្រឿងតភ្ជាប់ជាមួយកុំព្យូទ័រ (មើល ៩៥១១)
- ការជួសជុលនិងថែទាំបរិក្ខារទូរគមនាគមន៍ (មើល ៩៥១២)
- ការជួសជុលនិងថែទាំគ្រឿងប្រើប្រាស់អេឡិចត្រូនិក (មើល ៩៥២១)
- ការជួសជុលនាឡិកាដៃនិងនាឡិកាព្យួរ (មើល ៩៥២៩)។

៣៣១៥ ៣៣១៥០ ការជួសជុលបរិក្ខារដឹកជញ្ជូន (លើកលែងតែយានយន្ត) ផ្សេងៗទៀត

ថ្នាក់នេះរាប់បញ្ចូល នូវការជួសជុលនិងថែទាំបរិក្ខារដឹកជញ្ជូន ដែលបិតក្នុងផ្នែក ៣០ លើកលែងតែម៉ូតូនិងកង់។ ទោះជាយ៉ាងណាក៏ដោយ ការផ្គុំឡើងវិញ ឬសំណង់កប៉ាល់ ក្បាលរថភ្លើងយានរត់លើផ្លូវដែក និងយន្តហោះត្រូវបានចាត់ចូលក្នុងផ្នែក ៣០ ។

ថ្នាក់នេះរាប់បញ្ចូល៖

- ការជួសជុល និងថែទាំជាប្រចាំចំពោះកប៉ាល់
- ការជួសជុលនិងថែទាំទូកកម្សាន្ត
- ការជួសជុលនិងថែទាំក្បាលរថភ្លើងនិងយានរត់លើផ្លូវដែក (លើកលែងការសាងសង់ឡើងវិញ ឬការផ្គុំឡើងវិញ)
- ការជួសជុលនិងថែទាំយន្តហោះ (លើកលែងការសាងសង់ឡើងវិញនិងការផ្គុំឡើងវិញ)
- ការជួសជុលនិងថែទាំម៉ាស៊ីនយន្តហោះ
- ការជួសជុលយាន និងរទេះអូសដោយសត្វ

ថ្នាក់នេះ មិនរាប់បញ្ចូល៖

- ការសាងសង់ឡើងវិញនូវកប៉ាល់ (មើល ៣០១០)
- ការសាងសង់ឡើងវិញនូវក្បាលម៉ាស៊ីននិងយានរត់លើផ្លូវដែក (មើល ៣០២០)
- ការសាងសង់ឡើងវិញនូវយន្តហោះ (មើល ៣០៣០)
- ការជួសជុលម៉ាស៊ីនកប៉ាល់និងរថភ្លើង (មើល ៣៣១២)
- ការផ្គុំទម្ងន់កប៉ាល់និងការកំទេចចោល (មើល ៣៨៣០)
- ការជួសជុលនិងថែទាំម៉ូតូ (មើល ៤៥៤០)
- ការជួសជុលទោចក្រយាននិងរទេះរុញសម្រាប់អ្នកពិការ (មើល ៩៥២៩)។

៣៣១៩ ៣៣១៩០ ការជួសជុលឧបករណ៍ដទៃផ្សេងទៀត

ថ្នាក់នេះរាប់បញ្ចូល នូវការជួសជុលនិងថែទាំ ឧបករណ៍ដែលមិនគ្របដណ្តប់ក្នុងថ្នាក់នៃជំពូកនេះ។

ថ្នាក់នេះរួមបញ្ចូល៖

- ការជួសជុលសំណាញ់នេសាទ រួមទាំងការប៉ះសំណាញ់
- ការជួសជុលខ្សែពួរគ្រឿងក្តោងរនាំងសំពត់ និងសំពត់លាបដំរីកុំឲ្យលិចទឹក
- ការជួសជុលថង់ផ្ទុកជីនិងជាតិគីមី
- ការជួសជុលឬកែកុនបន្ទះឈើ ទូក ឬផ្ទះដឹកទំនិញនិងឧបករណ៍ដទៃទៀត
- ការជួសជុលម៉ាស៊ីនដាក់កាក់និងហ្គេមដាក់កាក់ដទៃទៀត
- ការស្តារឡើងវិញនូវបរិក្ខារនិងឧបករណ៍តន្ត្រីបុរេណាដទៃទៀត

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការជួសជុលគ្រឿងសង្ហារឹមសម្រាប់តាមផ្ទះនិងការិយាល័យនិងការដំឡើងឡើងវិញនូវគ្រឿងសង្ហារឹម (មើល ៩៥២៤)
- ការជួសជុលទោចក្រយាននិងរទេះរុញសម្រាប់អ្នកពិការ (មើល ៩៥២៩)
- ការជួសជុលនិងប៉ះសម្លៀកបំពាក់ (មើល ៩៥២៩)។

៣៣២

ការដំឡើងផ្ទុំជាម៉ាស៊ីននិងគ្រឿងបរិក្ខារម៉ាស៊ីន

៣៣២០ ៣៣២០០ ការដំឡើងគ្រឿងម៉ាស៊ីននិងគ្រឿងបរិក្ខារម៉ាស៊ីន

ក្នុងថ្នាក់នេះរាប់បញ្ចូលនូវ ការដំឡើងពិសេសនៃគ្រឿងម៉ាស៊ីន។ ទោះជាយ៉ាងនេះក្តីការដំឡើងគ្រឿងបរិក្ខារ ដែលផ្តុំបានជាបំណែកមួយនៃអាគារ ឬរចនាប្រហាក់ប្រហែលគ្នានេះ មានដូចជា ការដំឡើងជណ្តើរយន្តខ្សែភ្លើង ប្រព័ន្ធប្រកាសអាសន្នពេលមានចោរចូលឬប្រព័ន្ធម៉ាស៊ីនត្រជាក់ គឺត្រូវបានចាត់ចូលចំណាត់ថ្នាក់សំណង់។

ថ្នាក់នេះរាប់បញ្ចូល៖

- ការដំឡើងគ្រឿងម៉ាស៊ីនឧស្សាហកម្មសម្រាប់សហគ្រាសឧស្សាហកម្ម
- ការដំឡើងគ្រឿងបរិក្ខារត្រួតពិនិត្យដំណើរការឧស្សាហកម្ម
- ការដំឡើងគ្រឿងបរិក្ខារឧស្សាហកម្មដទៃទៀត មានដូចជា៖
 - គ្រឿងបរិក្ខារទូរគមនាគមន៍
 - ស៊ីមទូទៅនិងស៊ីមកុំព្យូទ័រប្រហាក់ប្រហែល
 - គ្រឿងបរិក្ខារបំភាយកាំរស្មីនិងអេឡិចត្រូផ្លូរូស្ត្រូ ។ល។
- ការរុះរើគ្រឿងម៉ាស៊ីននិងគ្រឿងបរិក្ខារធុនធំ
- សកម្មភាពរបស់ម៉ាស៊ីនកិនស្រូវ
- ម៉ាស៊ីនគ្រឿងក្តោង
- ការដំឡើងឧបករណ៍កីឡាប៊ូលីង

ថ្នាក់នេះមិនរាប់បញ្ចូល៖

- ការដំឡើងខ្សែភ្លើងនិងប្រព័ន្ធប្រកាសអាសន្នពេលមានចោរ (មើល ៤៣២១)
- ការដំឡើងប្រព័ន្ធម៉ាស៊ីនត្រជាក់ (មើល ៤៣២២)
- ការដំឡើងជណ្តើរជនជណ្តើរយន្តប្រអប់ទ្វារបិទបើកដោយស្វ័យប្រវត្តិប្រព័ន្ធសម្រាប់សុញ្ញភាព ។ល។ (មើល ៤៣២៩)
- ការដំឡើងទ្វារជណ្តើរតូបលក់ដូរគ្រឿងសង្ហារឹម។ល។ (មើល ៤៣៣០)
- ការដំឡើងកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួន (មើល ៦២០៩) ។

ជំពូក ឃ ៖ ការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	១
ក្រុម	៣
ថ្នាក់	៣
ថ្នាក់រង	៥

ជំពូកនេះរួមមានសកម្មភាពផ្គត់ផ្គង់ថាមពលអគ្គិសនី ឧស្ម័នធម្មជាតិ ចំហាយទឹក ទឹកក្តៅ និងប្រភេទដូចគ្នានេះ តាមរយៈបណ្តាញបញ្ជូនអចិន្ត្រៃយ៍ ដូចជា ខ្សែបណ្តាញបញ្ជូនមេ និងបំពង់។ ទំហំនៃបណ្តាញបញ្ជូននេះ មិនត្រូវបានកំណត់នោះទេ ដោយរួមមាន ការចែកចាយអគ្គិសនី ឧស្ម័ន ទឹកក្តៅ និងប្រភេទដូចគ្នានេះ នៅក្នុងសួនឧស្សាហកម្ម និងអគារលំនៅដ្ឋាន។ ដូច្នោះ ជំពូកនេះផ្តោតទៅលើ ការប្រតិបត្តិរោងចក្រអគ្គិសនីនិងឧស្ម័ន ដែលផលិតគ្រប់គ្រង និងចែកចាយ នូវអគ្គិសនីនិងឧស្ម័ន។ ការផ្គត់ផ្គង់ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់ ក៏ត្រូវបានរាប់បញ្ចូល នៅក្នុងជំពូកនេះផងដែរ។

ជំពូកនេះរាប់បញ្ចូល សកម្មភាពផ្គត់ផ្គង់ថាមពលអគ្គិសនី ឧស្ម័នធម្មជាតិ ចំហាយទឹក និងទឹកក្តៅ។ ហើយវាមិនរាប់បញ្ចូលនូវប្រតិបត្តិការរោងចក្រទឹកស្អាត រោងចក្រកែច្នៃទឹកស្អុយទេ(មើលផ្នែក ៣៦ និង ៣៧) និងការដឹកជញ្ជូនឧស្ម័នតាមបំពង់(ក្នុងរយៈពេលមួយឆ្នាំ)។

ផ្នែក ៣៥ ៖ ការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់

ផ្នែកនេះរាប់បញ្ចូលការផលិត ការបញ្ជូន និងចែកចាយថាមពលអគ្គិសនី, ការផលិតឧស្ម័ន និងការចែកចាយឥន្ធនៈដែលជាឧស្ម័ន តាមរយៈបណ្តាញបញ្ជូនមេ, និងការផ្គត់ផ្គង់ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់។

ក្រុម ៣៥១ ៖ ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គីសនី

ក្រុមនេះរួមបញ្ចូល ការផលិតថាមពលអគ្គីសនីខ្នាតធំ ការបញ្ជូនថាមពលពីរោងចក្រ ផលិតថាមពលអគ្គីសនីទៅអនុស្ថានីយ៍ និងការចែកចាយទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយ។

ក្រុម ៣៥២ ៖ ការផលិតឧស្ម័ន និងការចែកចាយឥន្ធនៈឧស្ម័នតាមបណ្តាញបញ្ជូនមេ

ក្រុមនេះរាប់បញ្ចូលនូវការផលិតឧស្ម័ន និងការចែកចាយឧស្ម័នធម្មជាតិ ឬឧស្ម័ន សំយោគ ទៅកាន់អ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធបណ្តាញបញ្ជូនមេ។ ឈ្នួញកណ្តាល ឬអ្នក លក់ឧស្ម័ន ដែលចាត់ចែងការលក់ឧស្ម័នតាមរយៈប្រព័ន្ធចែកចាយដែលគ្រប់គ្រងដោយអ្នក ដទៃទៀត ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងក្រុមនេះផងដែរ។

ការប្រតិបត្តិដាច់ដោយឡែក នូវបណ្តាញបំពង់ឧស្ម័នក្នុងរយៈពេលមួយឆ្នាំ ដែលភ្ជាប់ អ្នកផលិត និងអ្នកចែកចាយឧស្ម័ន ឬភ្ជាប់រវាងមណ្ឌលចែកចាយនានានៅក្នុងទីប្រជុំជននោះ មិនត្រូវបានរាប់បញ្ចូលនៅក្នុងក្រុមនេះទេ ហើយវាត្រូវបានចាត់ទៅក្នុងក្រុមសកម្មភាពដឹក ជញ្ជូនឧស្ម័នតាមបំពង់ដទៃទៀតវិញ។

ក្រុម ៣៥៣ ៖ ការផ្គត់ផ្គង់ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់

ក្រុមនេះរួមមានការផលិត ការប្រមូល និងការចែកចាយចំហាយទឹក និងទឹកក្តៅ សម្រាប់យកទៅកម្តៅ ផលិតថាមពល និងសម្រាប់គោលដៅផ្សេងៗ, ការផលិតនិងចែកចាយ ខ្យល់ត្រជាក់, ការផលិតនិងចែកចាយទឹកត្រជាក់សម្រាប់យកទៅស្អុំ, ការផលិតទឹកកក រួម ទាំងទឹកកកសម្រាប់ប្រើក្នុងអាហារ និងទឹកកកមិនមែនសម្រាប់ប្រើក្នុងអាហារ(យកទៅស្អុំ)។

ជំពូក យ ៖ ការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់
ផ្នែក ៣៥ ៖ ការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣៥១	៣៥១០ ^(១)		ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី
			ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី
		៣៥១០១	ការប្រតិបត្តិការរោងចក្រផលិតថាមពលអគ្គិសនី ^(២)
		៣៥១០២	ការប្រតិបត្តិការនៃបញ្ជូនថាមពលអគ្គិសនី
	៣៥១០៣	ការប្រតិបត្តិការនៃការចែកចាយនិងលក់ថាមពលអគ្គិសនី	
៣៥២	៣៥២០ ^(៣)		ការផលិតឧស្ម័ន និងការចែកចាយឥន្ធនៈឧស្ម័នតាមបណ្តាញបញ្ជូនមេ
			ការផលិតឧស្ម័ន ការចែកចាយឥន្ធនៈឧស្ម័នតាមបណ្តាញបញ្ជូនមេ
	៣៥២០០	ការផលិតឧស្ម័ន ការចែកចាយឥន្ធនៈឧស្ម័នតាមបណ្តាញបញ្ជូនមេ	
៣៥៣	៣៥៣០		ការផ្គត់ផ្គង់ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់
			ការផ្គត់ផ្គង់ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់
		៣៥៣០០	ការផ្គត់ផ្គង់ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់

- (១) **មិនរាប់បញ្ចូល** ការផលិតអគ្គិសនីតាមរយៈការដុតកាកសំណល់ (មើល ៣៨២១០)។
- (២) **រាប់បញ្ចូល**
 - (ក) កម្ដៅ
 - (ខ) នុយក្លេអ៊ែរ
 - (គ) វារីអគ្គិសនី
 - (ឃ) ទូប៊ីនឧស្ម័ន
 - (ង) ប្រេងម៉ាហ្ស៊ីត ប្រេងខ្មៅ និងថាមពលដែលអាចករកើតឡើងវិញ។
- (៣) **មិនរាប់បញ្ចូល**
 - (ក) ការប្រតិបត្តិការឡដុតកាកសំណល់ធ្យូងថ្ម (មើល ១៩១០០)
 - (ខ) ការផលិតផលិតផលគេលសិលាដែលបានចម្រាញ់ (មើល ១៩២០១)
 - (គ) ការផលិតឧស្ម័នសម្រាប់ឧស្សាហកម្ម (មើល ២០១១១)
 - (ឃ) ការលក់ដុំប្រេងឥន្ធនៈឧស្ម័ន (មើល ៤៦៦១៩)
 - (ង) ការលក់រាយឧស្ម័នច្រកដប (មើល ៤៧៧៣៥)
 - (ច) ការលក់ប្រេងឥន្ធនៈផ្ទាល់ (មើល ៤៧៩៩១)
 - (ឆ) ការដឹកជញ្ជូនឧស្ម័នតាមបណ្តាញបំពង់(ចម្ងាយឆ្ងាយ) (មើល ៤៩៣០០)។

ជំពូក ១ ៖ ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយនិងកាកសំណល់

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៤
ក្រុម	៦
ថ្នាក់	៨
ថ្នាក់រង	៨

ជំពូកនេះរាប់បញ្ចូលនូវបណ្តាសកម្មភាព ដែលទាក់ទងទៅនឹងការគ្រប់គ្រង (ដោយរាប់បញ្ចូលការប្រមូល ការធ្វើប្រព្រឹត្តិកម្ម ការចម្លាត់មេរោគ និងការបញ្ចេញចោល) ប្រភេទកាកសំណល់ផ្សេងៗ ដូចជា កាកសំណល់រឹងឬទន់ ដែលបានមកពីគ្រួសារ ឬឧស្សាហកម្ម ព្រមទាំងទឹកកខ្វក់។ ធាតុចេញនៃដំណើរការធ្វើប្រព្រឹត្តិកម្មទឹកស្អុយ ឬកាកសំណល់ អាចត្រូវបានបោះចោលឬក្លាយជាធាតុចូល សម្រាប់ដំណើរការផលិតកម្មដទៃទៀត។ សកម្មភាពផ្គត់ផ្គង់ទឹកស្អាត ក៏ត្រូវបានបញ្ចូលក្នុងជំពូកនេះផងដែរ ដោយសកម្មភាពទាំងនោះ ជារឿយៗត្រូវបានធ្វើឡើង ដោយមានទំនាក់ទំនងជាមួយការធ្វើប្រព្រឹត្តិកម្មទឹកស្អុយ ឬធ្វើឡើងដោយអង្គភាពដែលចូលរួមក្នុងការបោះទឹកស្អុយ។

ផ្នែក ៣៦ ៖ ការប្រមូល ការធ្វើប្រព្រឹត្តិកម្ម និងការផ្គត់ផ្គង់ទឹក

ផ្នែកនេះរាប់បញ្ចូលនូវ ការប្រមូល ការធ្វើប្រព្រឹត្តិកម្ម និងការចែកចាយទឹក សម្រាប់តម្រូវការតាមឧស្សាហកម្មនិងគ្រួសារ។ ការប្រមូលទឹកពីប្រភពផ្សេងៗ និងការចែកចាយតាមមធ្យោបាយផ្សេងៗ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ក្រុម ៣៦០ ៖ ការប្រមូល ការធ្វើប្រព្រឹត្តិកម្ម និងការផ្គត់ផ្គង់ទឹក

ក្រុមនេះរាប់បញ្ចូល សកម្មភាពប្រមូល ធ្វើប្រព្រឹត្តិកម្ម និងចែកចាយទឹក សម្រាប់តម្រូវការតាមឧស្សាហកម្មនិងគ្រួសារ។ ការប្រមូលទឹកពីប្រភពផ្សេងៗ និងការចែកចាយតាមមធ្យោបាយផ្សេងៗ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។ ការប្រតិបត្តិប្រព័ន្ធស្រោចស្រព ក៏ត្រូវបានរាប់បញ្ចូលផងដែរ។ ទោះជាយ៉ាងនេះក្តី ការផ្តល់សេវាកម្មប្រព័ន្ធស្រោចស្រព តាមរយៈឧបករណ៍ស្រោចស្រព និងសេវាកម្មគាំទ្រវិស័យកសិកម្មស្រដៀងគ្នានេះ ពុំត្រូវបានរាប់បញ្ចូលនោះទេ។

ជំពូក ង ៖ ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយនិងកាកសំណល់

ផ្នែក ៣៦ ៖ ការប្រមូល ការធ្វើប្រព្រឹត្តិកម្ម និងការផ្គត់ផ្គង់ទឹក

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣៦០			ការប្រមូល ការធ្វើប្រព្រឹត្តិកម្ម និងការផ្គត់ផ្គង់ទឹក
	៣៦០០ ^(១)		សកម្មភាពប្រមូល ធ្វើប្រព្រឹត្តិកម្ម និងចែកចាយទឹក សម្រាប់តម្រូវការតាមឧស្សាហកម្ម និងគ្រួសារ
		៣៦០០០	ការបន្សុទ្ធ និងការចែកចាយទឹកសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត ^(២)
(១)	រាប់បញ្ចូល	ការចែកចាយទឹកដោយរថយន្តដឹកទឹក	
	មិនរាប់បញ្ចូល	(ក) ការប្រតិបត្តិការឧបករណ៍ធារាសាស្ត្រ សម្រាប់គោលបំណងកសិកម្ម (មើល ០១៦១០)	
		(ខ) ការធ្វើប្រព្រឹត្តិកម្មទឹកស្អុយដើម្បីបង្ការការបំពុល (មើល ៣៧០០០)	
		(គ) ដឹកជញ្ជូនទឹកតាមរយៈបណ្តាញបំពង់(ចម្ងាយឆ្ងាយ) (មើល ៤៩៣០០)។	
(២)	រាប់បញ្ចូល	ការប្រតិបត្តិការប្រឡាយប្រព័ន្ធស្រោចស្រព និងផលិតកម្មទឹកងាយយកតាមខ្លួនដោយការបង្កើតទឹកដែលមានជាតិប្រៃ។	

ផ្នែក ៣៧ ៖ ប្រព័ន្ធទឹកស្អុយ

ផ្នែកនេះរាប់បញ្ចូល ការប្រតិបត្តិប្រព័ន្ធបង្ហូរឬធ្វើប្រព្រឹត្តិកម្មទឹកស្អុយ ដែលប្រមូល ធ្វើប្រព្រឹត្តិកម្ម និងបញ្ចេញចោលនូវទឹកស្អុយ។

ក្រុម ៣៧០ ៖ ប្រព័ន្ធទឹកស្អុយ

ក្រុមនេះរាប់បញ្ចូល ការប្រតិបត្តិប្រព័ន្ធបង្ហូរឬធ្វើប្រព្រឹត្តិកម្មទឹកស្អុយ,ការប្រមូលនិងការដឹកជញ្ជូនទឹកស្អុយ ដែលបញ្ចេញចោលពីគ្រួសារឬឧស្សាហកម្ម ពីអ្នកប្រើប្រាស់ម្នាក់ឬច្រើននាក់ ព្រមទាំងទឹកភ្លៀងផង តាមរយៈបណ្តាញទឹកស្អុយ អ្នកប្រមូល អាងស្តុក និងមធ្យោបាយដឹកជញ្ជូនដទៃទៀត(ឡានបូមលូ ។ល។), ការស្តារនិងសម្អាតរណ្តៅឬអាងស្តុកលាមក និងអាងឬរណ្តៅស្តុកទឹកស្អុយ, ការផ្តល់សេវាកម្មដាក់ថ្នាំគីមីក្នុងបង្គន់, ការធ្វើប្រព្រឹត្តិកម្មទឹកស្អុយ (រួមមាន ទឹកស្អុយដែលបញ្ចេញចោលពីគ្រួសារឬឧស្សាហកម្ម ទឹកស្អុយបញ្ចេញមកពីអាងហែលទឹក។ល។) តាមរយៈដំណើរការរូបសាស្ត្រ គីមីសាស្ត្រ និងជីវសាស្ត្រ ដូចជា ការបន្ស៊ាប ការពិនិត្យ ការធ្វើប្រព្រឹត្តិកម្មការបង្កកំណរ។ល។, និងការថែទាំនិងសម្អាតបំពង់និងលូ រាប់ទាំងការបុកចូលបំពង់លូផងដែរ។

ជំពូក ង ៖ ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយនិងកាកសំណល់
ផ្នែក ៣៧ ៖ ប្រព័ន្ធទឹកស្អុយ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣៧០			ប្រព័ន្ធទឹកស្អុយ
	៣៧០០		ប្រព័ន្ធទឹកស្អុយ
		៣៧០០០	ប្រព័ន្ធទឹកស្អុយនិងសកម្មភាពស្រដៀងគ្នា ^(១)

- (១) **រាប់បញ្ចូល**
- (ក) ការប្រតិបត្តិប្រព័ន្ធបង្ហូរឬប្រព័ន្ធទឹកស្អុយ
 - (ខ) ការប្រមូលនិងការដឹកជញ្ជូនទឹកស្អុយដែលបញ្ចេញចោលពីគ្រួសារឬឧស្សាហកម្ម ពីអ្នកប្រើប្រាស់ម្នាក់ឬច្រើននាក់ ព្រមទាំងទឹកភ្លៀងផងតាមរយៈបណ្តាញទឹកស្អុយអ្នកប្រមូល អាងស្តុកនិងមធ្យោបាយដឹកជញ្ជូនដទៃទៀត (ឡានបូមលូ ។ល។)
 - (គ) ការស្តារនិងសម្អាត រណ្តៅឬអាងស្តុកលាមកនិងអាងប្តូររណ្តៅស្តុកទឹកស្អុយ, ការផ្តល់សេវាកម្មដាក់ថ្នាំគីមីក្នុងបង្គន់
 - (ឃ) ប្រព័ន្ធទឹកស្អុយ (រួមមានទឹកស្អុយដែលបញ្ចេញចោលពីគ្រួសារឬឧស្សាហកម្ម ទឹកស្អុយបញ្ចេញមកពីអាងហែលទឹក ។ល។) តាមរយៈដំណើរការរូបសាស្ត្រ គីមីសាស្ត្រ និងជីវសាស្ត្រ ដូចជា ការបន្សាប ការពិនិត្យ ការធ្វើប្រព្រឹត្តិកម្ម ការបង្កកំណរ ។ល។
 - (ង) ការថែទាំនិងសម្អាតបំពង់និងលូ រាប់ទាំងការបុកចូលបំពង់លូផងដែរ។

ផ្នែក ៣៨ ៖ សកម្មភាពប្រមូល ធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់, ការកែច្នៃកាកសំណល់

ផ្នែកនេះរាប់បញ្ចូលការប្រមូល ការធ្វើប្រព្រឹត្តិកម្មសម្អាត និងការបញ្ចេញចោល សារធាតុកាកសំណល់។ ផ្នែកនេះរាប់បញ្ចូលផងដែរនូវការដឹកសម្ភារៈកាកសំណល់ក្នុងស្រុក និងការប្រតិបត្តិឧបករណ៍កែច្នៃកាកសំណល់ សម្រាប់ធ្វើជារត្តធាតុដើមប្រើប្រាស់ឡើងវិញ(ឧ. រោងចក្រដែលញែកយករត្តធាតុដើមដែលអាចប្រើប្រាស់ឡើងវិញ ចេញពីកាកសំណល់)។

ក្រុម ៣៨១ ៖ ការប្រមូលកាកសំណល់

ក្រុមនេះរាប់បញ្ចូល ការប្រមូលកាកសំណល់ពីគ្រួសារនិងអាជីវកម្ម ដោយមធ្យោបាយនានា ដូចជា ធុងសំរាម ធុងសំរាមមានកង់ និងរត្តផ្ទុកផ្សេងៗ ។ល។ វារាប់បញ្ចូលផងដែរនូវការប្រមូលកាកសំណល់ ដែលមាននិងគ្មានគ្រោះថ្នាក់ ដូចជា កាកសំណល់ពីគ្រួសារ ថ្មពិល ដែលប្រើរួច សារធាតុខ្លាញ់និងប្រេងចម្អិនអាហារដែលប្រើរួច កាកសំណល់ប្រេងអិលបានពីកប៉ាល់និងប្រេងអិលដែលប្រើរួចនៅតាមយានដ្ឋាន រួមទាំងកាកសំណល់ពីសំណង់និងកម្ទេចកំទីពីការវាយកម្ទេចអគារ។

ក្រុម ៣៨២ ៖ ការធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់

ក្រុមនេះរាប់បញ្ចូល ការបញ្ចេញចោលនិងធ្វើប្រព្រឹត្តិកម្មសម្អាតកាកសំណល់មុនពេលបញ្ចេញចោល(ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន) នូវកាកសំណល់គ្រប់ប្រភេទ ដោយប្រើមធ្យោបាយខុសៗគ្នា ដូចជា ការធ្វើប្រព្រឹត្តិកម្មកាកសំណល់សរីរាង្គ ដើម្បីយកទៅបោះចោល, ការធ្វើប្រព្រឹត្តិកម្ម និងការបោះចោល នូវសត្វស្លាប់ឬរស់ ដែលមានផ្ទុកសារធាតុពុល និងកាកសំណល់ដែលមានមេរោគឆ្លងផ្សេងទៀត, ការធ្វើប្រព្រឹត្តិកម្មនិងបញ្ចេញចោល នូវកាកសំណល់វិទ្យុសកម្មពីមន្ទីរពេទ្យនានា ។ល។, ការបញ្ចេញចោលកាកសំណល់លើដីក្នុងទឹក, ការកប់ឬក្នុងដីលុបកាកសំណល់, ការបោះចោលសម្ភារៈដែលប្រើរួច ដូចជា ទូទឹកកក ជាដើម ដើម្បីបំផ្លាញកាកសំណល់ដែលបង្កគ្រោះថ្នាក់, ការដុតបំផ្លាញចោលកាកសំណល់។ ក្រុមនេះក៏រាប់បញ្ចូលផងដែរ នូវការផលិតអគ្គីសនី ដែលបានមកពីការដុតកាកសំណល់។

ក្រុមនេះមិនរាប់បញ្ចូល ការធ្វើប្រព្រឹត្តិកម្ម និងការបញ្ចេញចោលទឹកស្អុយនោះទេ (មើល ៣៧០០)។

ក្រុម ៣៨៣ ៖ ការកែច្នៃកាកសំណល់

ក្រុមនេះរាប់បញ្ចូល ការកែច្នៃកាកសំណល់លោហធាតុនិងមិនមែនលោហធាតុ កម្ទេចកំទីអេតចាយ និងរបស់របរផ្សេងៗទៀត ឲ្យទៅជារត្តុធាតុដើមបន្ទាប់បន្សំ តាមរយៈដំណើរការបំប្លែងផ្នែកគីមីឬមេកានិច។ ក្រុមនេះរាប់បញ្ចូលផងដែរ ការទាញយករត្តុធាតុដែលអាចប្រើប្រាស់ឡើងវិញពីកាកសំណល់ តាមរយៈការញែកនិងចែករត្តុធាតុ ដែលអាចប្រើប្រាស់បានចេញពីគំនរកាកសំណល់ដែលគ្មានគ្រោះថ្នាក់(ដូចជា សំរាម) និងការញែកនិងចែករត្តុធាតុ ដែលអាចប្រើប្រាស់បានវិញ ដែលនៅលាយឡំជាមួយគ្នា ដូចជា ក្រដាស ថង់ប្លាស្ទិក សម្បកកំប៉ុងភេសជ្ជៈ និងលោហធាតុ ឲ្យទៅតាមប្រភេទផ្សេងៗគ្នា។

ឧទាហរណ៍នៃដំណើរការបំប្លែងផ្នែកគីមីឬមេកានិច ដែលត្រូវបានអនុវត្តនោះ មានដូចជា ការប្រើគ្រឿងចក្រកិនកាកសំណល់លោហធាតុ ដូចជា រថយន្តម៉ាស៊ីនបោក សម្លៀកបំពាក់ កង់ ដែលបានប្រើរួច ។ល។ ដោយមានការញែក និងចែកចេញពីគ្នាជាបន្តបន្ទាប់, ការកម្ទេចយានយន្ត កុំព្យូទ័រ ទូរទស្សន៍ និងឧបករណ៍ដទៃទៀត ដើម្បីទាញយករត្តុធាតុដើមដែលអាចប្រើប្រាស់ឡើងវិញ, ការកាត់គ្រោងដែកធំៗ ដោយប្រើគ្រឿងចក្រ ដូចជា ទូរថភ្លើងជាដើម, ការជ្រៀកកាកសំណល់លោហធាតុ និងយានយន្តឈប់ប្រើ ។ល។, វិធីសាស្ត្រមេកានិចដទៃទៀត ដូចជា ការកាត់ ការសង្កត់ ដើម្បីឲ្យតូច, ការជ្រៀកបំបែកកប៉ាល់, ការទាញយកលោហធាតុចេញពីកាកសំណល់រូបថត ដូចជា ល្បាយសូលុយស្យុងឬក៏ហ្វីល និងក្រដាសរូបថត, ការទាញយកជ័រកៅស៊ូ ដូចជា សម្បកកង់ដែលប្រើរួច ដើម្បីផលិតជារត្តុធាតុដើមបន្ទាប់បន្សំ, ការញែកនិងរុំសារធាតុប្លាស្ទិក ដើម្បីធ្វើជារត្តុធាតុដើមបន្ទាប់បន្សំ សម្រាប់ធ្វើបំពង់ទឹក ជើងផ្កា ជើងទម្រ និងរបស់របរផ្សេងៗទៀត, ការកែច្នៃ(ការសម្អាត ការរំលាយនិងការកិន) នូវកាកសំណល់ថង់ប្លាស្ទិកឬជ័រកៅស៊ូ ដើម្បីឲ្យទៅជាគ្រាប់តូចល្អិត ការកម្ទេច ការសម្អាត និងការញែក នូវកាកសំណល់កែវ, ការកម្ទេច ការសម្អាត និងការញែក នូវកាកសំណល់ដទៃទៀត ដូចជា ការកម្ទេចកាកសំណល់ដើម្បីទទួលបានរត្តុធាតុដើមបន្ទាប់បន្សំ, ការកែច្នៃប្រេងសម្រាប់ចម្អិននិងសារធាតុខ្លាញ់ដែលប្រើរួច ឲ្យក្លាយជារត្តុធាតុដើមបន្ទាប់បន្សំ, ការកែច្នៃកាកសំណល់ម្ហូបអាហារផ្សេងៗ ដូចជា ភេសជ្ជៈនិងថ្នាំជក់ និងសារធាតុសំណល់ ឲ្យក្លាយទៅជារត្តុធាតុដើមបន្ទាប់បន្សំ។

ជំពូក ង ៖ ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយនិងកាកសំណល់

ផ្នែក ៣៨ ៖ សកម្មភាពប្រមូល ធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់, ការកែច្នៃកាកសំណល់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣៨១			ការប្រមូលកាកសំណល់
	៣៨១១ ^(១)		ការប្រមូលកាកសំណល់ដែលមិនគ្រោះថ្នាក់
		៣៨១១០	ការប្រមូលកាកសំណល់រឹង ដែលគ្មានគ្រោះថ្នាក់ (ដូចជា សំរាម)
	៣៨១២ ^(២)		ការប្រមូលកាកសំណល់ដែលមានគ្រោះថ្នាក់
		៣៨១២០	ការប្រមូលកាកសំណល់ដែលមានគ្រោះថ្នាក់ ^(៣)
(១)	រាប់បញ្ចូល		កាកសំណល់ពីគ្រួសារនិងអាជីវកម្ម ដោយប្រើប្រាស់ធុងសំរាម ធុងសំរាមមានកង់ និង វត្ថុផ្ទុកផ្សេងៗ ។ល។
	មិនរាប់បញ្ចូល	(ក)	ការប្រមូលកាកសំណល់មានគ្រោះថ្នាក់ (មើល ៣៨១២០)
		(ខ)	ការកប់ចោលក្នុងដីនូវកាកសំណល់ដែលមិនបង្កគ្រោះថ្នាក់ (មើល ៣៨២១)
		(គ)	ការប្រតិបត្តិការរោងចក្រកែច្នៃកាកសំណល់ ដែលអាចយកមកប្រើប្រាស់ឡើងវិញដែលបានដាក់លាយឡំគ្នា(ដូចជា ក្រដាស ថង់ប្លាស្ទិក ។ល។) ទៅតាមប្រភេទផ្សេងៗគ្នា (មើល ៣៨៣០)។
(២)	មិនរាប់បញ្ចូល		ការកម្ចាត់ជាតិពុលនិងធាតុកខ្វក់ និងការសម្អាត នូវអាគារដែលកខ្វក់ ទឹកឆ្អែងយកវ៉ៃ ដីនិងទឹកក្នុងដី ជាឧទាហរណ៍ ការយកចេញរូបធាតុដែលមិនឆេះ(មើល ៣៩០០)។
(៣)	រាប់បញ្ចូល	(ក)	ប្រេងរំអិលដែលប្រើរួច បានមកពីការដឹកជញ្ជូនឬយានដ្ឋាន, កាកសំណល់ ដីសាស្ត្រដែលមានគ្រោះថ្នាក់, ថ្មពិលដែលប្រើរួច ។ល។
		(ខ)	ការប្រមូលនិងបំប្លែងកាកសំណល់នុយក្លេអ៊ែរដែលមានធាតុវិទ្យុសកម្ម។

ជំពូក ង ៖ ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយនិងកាកសំណល់
ផ្នែក ៣៨ ៖ សកម្មភាពប្រមូល ធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់, ការកែច្នៃកាកសំណល់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣៨២ ^(១)			ការធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់
	៣៨២១ ^(២)		ការធ្វើប្រព្រឹត្តិកម្មសម្អាតនិងបញ្ចេញចោលកាកសំណល់ ដែលគ្មានគ្រោះថ្នាក់
		៣៨២១០	ការធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់ ដែលគ្មានគ្រោះថ្នាក់ ^(៣)
	៣៨២២ ^(៤)		ការធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់ ដែលមានគ្រោះថ្នាក់
		៣៨២២០	ការធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់ ដែលមានគ្រោះថ្នាក់ ^(៥)
(១)	មិនរាប់បញ្ចូល		ការធ្វើប្រព្រឹត្តិកម្មសម្អាតនិងបញ្ចេញចោលកាកសំណល់ទឹក (មើល ៣៧០០)។
(២)	មិនរាប់បញ្ចូល	(ក)	ការដុតកាកសំណល់ដែលមានគ្រោះថ្នាក់ (មើល ៣៨២២)
		(ខ)	ការប្រតិបត្តិការរោងចក្រដែលលាយវត្ថុធាតុដែលអាចយកមកប្រើប្រាស់ឡើងវិញដែលបានដាក់លាយឡំគ្នា(ដូចជា ក្រដាស ថង់ប្លាស្ទិក។ល។) និងចែកតាមប្រភេទផ្សេងៗគ្នា (មើល ៣៨៣០)
		(គ)	ការធ្វើឲ្យអស់ធាតុដែលបង្កគ្រោះថ្នាក់ការសម្អាតដីនិងទឹក ការកាត់បន្ថយឥទ្ធិពលនៃសារធាតុដែលមានជាតិពុល (មើល ៣៩០០០)។
(៣)	រាប់បញ្ចូល	(ក)	ផលិតកម្មអគ្គិសនីតាមរយៈការដុតកាកសំណល់
		(ខ)	ការបំប្លែងកាកសំណល់សរីរាង្គសម្រាប់បញ្ចេញចោល
		(គ)	ការទាញយកថាមពលពីដំណើរការដុតកាកសំណល់ដែលគ្មានគ្រោះថ្នាក់
		(ឃ)	ការប្រតិបត្តិការកន្លែងដាក់ដីកំប៉ុស្តិ៍
		(ង)	ផលិតកម្មដីកំប៉ុស្តិ៍ពីកាកសំណល់សរីរាង្គ។
(៤)	មិនរាប់បញ្ចូល	(ក)	ការដុតកាកសំណល់ដែលគ្មានគ្រោះថ្នាក់ (មើល ៣៨២១)
		(ខ)	ការកំចាត់សារធាតុដែលបង្កគ្រោះថ្នាក់ការសម្អាតដីនិងទឹក ការកាត់បន្ថយឥទ្ធិពលនៃសារធាតុដែលមានជាតិពុល (មើល ៣៩០០)។
(៥)	រាប់បញ្ចូល	(ក)	ការបញ្ចេញចោលទំនិញដែលប្រើរួច ដូចជា ទូទឹកកក ដើម្បីលុបបំបាត់ កាកសំណល់ដែលបង្កគ្រោះថ្នាក់
		(ខ)	ការបំប្លែងនិងបញ្ចេញចោលកាកសំណល់វិទ្យុសកម្មពីមន្ទីរពេទ្យ
		(គ)	ការបំប្លែងនិងបញ្ចេញចោលនូវ សារធាតុពុល កាកសំណល់ដែល មានមេរោគឆ្លង។

ជំពូក ង ៖ ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយនិងកាកសំណល់

ផ្នែក ៣៨ ៖ សកម្មភាពប្រមូល ធ្វើប្រព្រឹត្តកម្មសម្អាត និងបញ្ចេញចោលកាកសំណល់, ការកែច្នៃកាកសំណល់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣៨៣			ការកែច្នៃកាកសំណល់
	៣៨៣០ ^(១)		ការកែច្នៃកាកសំណល់
		៣៨៣០០	ការកែច្នៃកាកសំណល់ ^(២)
(១)	រាប់បញ្ចូល		ការទាញយកវត្ថុធាតុដើមចេញពីកាកសំណល់ដើម្បីមកប្រើឡើងវិញដោយធ្វើតាមរូបភាពនៃការញែក និងចែកវត្ថុធាតុដែលអាចយកមកប្រើជាថ្មី ឲ្យដាច់ចេញពីកាកសំណល់គ្រោះថ្នាក់(ដូចជា សំរាម) ឬញែកចែកវត្ថុធាតុដែលនៅលាយឡំគ្នា ដូចជាក្រដាសថង់ប្លាស្ទិក ។ល។
	មិនរាប់បញ្ចូល	(ក)	ការផលិតផលិតផលសម្រេចថ្មីពី (ទោះជាបាន ឬមិនបានផលិតដោយខ្លួនឯង) ចេញពីវត្ថុធាតុដើមលោហៈបន្ទាប់បន្សំ ដូចជាការធ្វើសាច់ក្រដាសពីកាកសំណល់ការធ្វើក្រដាសកាកសំណល់ក្រដាស ការចាក់ក្រឡាសម្បកកង់ឡើងវិញ ឬផលិតដែកចេញពីកម្ទេចដែក (មើលថ្នាក់ដូចគ្នានេះនៅក្នុងជំពូក «គ» កម្មន្តសាល)
		(ខ)	ការរំលាយឡើងវិញនូវកាកសំណល់ដែលមានជាតិដែកនិងកម្ទេចដែក (មើល ២៤១០៩)
		(គ)	ការបំប្លែង និងបញ្ចេញចោលកាកសំណល់គ្មានគ្រោះថ្នាក់ (មើល ៣៨២១០)
		(ឃ)	ការបំប្លែងកាកសំណល់សរីរាង្គសម្រាប់បញ្ចេញចោល (មើល ៣៨២១០)
		(ង)	ការទាញយកថាមពល ពីដំណើរការដុតកាកសំណល់ដែលគ្មានគ្រោះថ្នាក់ (មើល ៣៨២១០)
		(ច)	ការបញ្ចេញចោលនូវទំនិញដែលបានប្រើប្រាស់រួចដូចជាទូទឹកកក ជាដើមដើម្បីលុបបំបាត់កាកសំណល់មានគ្រោះថ្នាក់ (មើល ៣៨២២០)
		(ឆ)	ការបំប្លែងនិងបញ្ចេញចោលកាកសំណល់មានជាតិពុល និងកាកសំណល់កខ្វក់ (មើល ៣៨២២០)
		(ញ)	ការបំបែកយានយន្តកុំព្យូទ័រទូរទស្សន៍ និងឧបករណ៍ដទៃទៀតដើម្បីទទួលបាននិងលក់វិញនូវផ្នែកណាដែលអាចប្រើបាន (មើលជំពូក «ឆ»)
		(ដ)	ការលក់ដុំនូវវត្ថុធាតុដែលអាចប្រើប្រាស់ឡើងវិញបាន (មើល ៤៦៦៩)។
(២)	រាប់បញ្ចូល	(ក)	ការកម្ទេចដោយគ្រឿងចក្រ ចំពោះកាកសំណល់លោហធាតុដូចជា ថយន្តម៉ាស៊ីនបោកសម្លៀកបំពាក់ កង់ នាវា ។ល។ ដោយមានការញែកនិងចែក
		(ខ)	ការពុះច្រៀកថយន្តដោយដំណើរការមេកានិច
		(គ)	ការចម្រាញ់កំប៉ុងយកមកប្រើប្រាស់ឡើងវិញ
	រាប់បញ្ចូល		ការកៀបកប៉ាល់ ការកម្ទេច ការចម្រាញ់សរសៃអំបោះវាយនភណ្ឌមកប្រើវិញ ។ល។
	មិនរាប់បញ្ចូល		ការបំបែកយានយន្ត កុំព្យូទ័រ ទូរទស្សន៍ និងឧបករណ៍ដទៃទៀតដើម្បីទទួលបាននិងលក់វិញនូវផ្នែកណាដែលអាចប្រើបាន (មើល ៤៦៦៥២)។

ផ្នែក ៣៩ ៖ សកម្មភាពប្រព្រឹត្តកម្មសម្អាត និងសេវាកម្មគ្រប់គ្រងកាកសំណល់ដទៃទៀត

ផ្នែកនេះរាប់បញ្ចូល ការផ្តល់សេវាកម្មប្រព្រឹត្តកម្មសម្អាត ជាឧទាហរណ៍ ការសម្អាតនូវ អាគារនិងទឹកនៃឯកជន ដីទឹកក្រោមដីឬលើដី។

ក្រុម ៣៩០ ៖ សកម្មភាពប្រព្រឹត្តកម្មសម្អាត និងសេវាកម្មគ្រប់គ្រងកាកសំណល់ ដទៃទៀត

ក្រុមនេះរាប់បញ្ចូល ការកម្ចាត់ធាតុកខ្វក់ពីដីនិងទឹកក្រោមដី នៅទីតាំងដែលមានការ បំពុល ទាំងនៅទីតាំងដើមធម្មជាតិនិងមិនមែនទីតាំងដើមធម្មជាតិ ដោយប្រើប្រាស់វិធីសាស្ត្រ ដូចជា មេកានិច គីមីសាស្ត្រ ឬជីវសាស្ត្រ, ការកម្ចាត់ធាតុកខ្វក់ពីទីតាំងឬរោងចក្រឧស្សាហកម្ម រួមមាន ទីតាំងនិងរោងចក្រនុយក្លេអ៊ែរ, ការកម្ចាត់សារធាតុកខ្វក់ និងការសម្អាតផ្ទៃទឹកបន្ទាប់ ពីមានការបំពុលដោយចៃដន្យ ដូចជា តាមរយៈការប្រមូលជាតិពុល ឬតាមរយៈការប្រើប្រាស់ ជាតិគីមី, ការសម្អាតការកំពប់ប្រេង និងការបំពុលផ្សេងៗនៅលើគោក លើផ្ទៃទឹក ក្នុងសមុទ្រ និងមហាសមុទ្រ រួមមាន តំបន់ឆ្នេរ, ការកាត់បន្ថយឥទ្ធិពលសារធាតុដែលមិនឆេះ ថ្នាំលាប និង សារធាតុមានជាតិពុលផ្សេងៗទៀត, ការបោសសម្អាតគ្រាប់មីនកប់ក្នុងដី និងវត្ថុដូចគ្នានេះ (រួមទាំងការបំផ្ទុះ), និងសកម្មភាពត្រួតពិនិត្យការបំពុល ដែលលក្ខណៈឯកទេសឯទៀត។

ជំពូក ង ៖ ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយនិងកាកសំណល់

ផ្នែក ៣៩ ៖ សកម្មភាពប្រព្រឹត្តិកម្មសម្អាត និងសេវាកម្មគ្រប់គ្រងកាកសំណល់ដទៃទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៣៩០			សកម្មភាពប្រព្រឹត្តិកម្មសម្អាត និងសេវាកម្មគ្រប់គ្រងកាកសំណល់ដទៃទៀត
	៣៩០០ ^(១)		សកម្មភាពប្រព្រឹត្តិកម្មសម្អាត និងសេវាកម្មគ្រប់គ្រងកាកសំណល់ដទៃទៀត
		៣៩០០០	សកម្មភាពប្រព្រឹត្តិកម្មសម្អាតនិងសេវាកម្មគ្រប់គ្រងកាកសំណល់ដទៃទៀត ^(២)

- (១) **រាប់បញ្ចូល**
- (ក) ការកម្ចាត់ធាតុកខ្វក់ពីដីនិងទឹកក្រោមដីនៅទីតាំងដែលមានការបំពុលទាំងនៅទីតាំងដើមធម្មជាតិនិងមិនមែនទីតាំងដើមធម្មជាតិ ដោយប្រើប្រាស់វិធីសាស្ត្រ ដូចជាមេកានិចគីមីសាស្ត្រ ឬជីវសាស្ត្រ
 - (ខ) ការកម្ចាត់ធាតុកខ្វក់ពីទីតាំងឬរោងចក្រឧស្សាហកម្មរួមមានទីតាំងនិងរោងចក្រនុយក្លេអ៊ែរ
 - (គ) ការកម្ចាត់សារធាតុកខ្វក់ និងការសម្អាតផ្ទៃទឹកបន្ទាប់ពីមានការបំពុលដោយចៃដន្យ ដូចជាតាមរយៈការប្រមូលជាតិពុល ឬតាមរយៈការប្រើប្រាស់ជាតិគីមី
 - (ឃ) ការសម្អាតការកំពប់ប្រេង និងការបំពុលផ្សេងៗនៅលើគោក លើផ្ទៃទឹកក្នុងសមុទ្រនិងមហាសមុទ្រ រួមមានតំបន់ឆ្នេរ
 - (ង) ការបន្ថយឥទ្ធិពលសារធាតុដែលមិនឆេះថ្នាំលាបនិងសារធាតុមានជាតិពុលផ្សេងៗទៀត
 - (ច) ការបោសសម្អាតគ្រាប់មីនកប់ក្នុងដី និងវត្ថុដូចគ្នានេះ (រួមទាំងការបំផ្ទុះ)
 - (ឆ) សកម្មភាពត្រួតពិនិត្យការបំពុលដែលលក្ខណៈឯកទេសឯទៀត។
- មិនរាប់បញ្ចូល**
- (ក) ការកម្ចាត់ជាតិពុលនិងបញ្ចេញចោលកាកសំណល់ដែលគ្មានគ្រោះថ្នាក់ (មើល ៣៨២១០)
 - (ខ) ការកម្ចាត់ជាតិពុលនិងបញ្ចេញចោលកាកសំណល់ដែលគ្មានគ្រោះថ្នាក់ (មើល ៣៨២២០)
 - (គ) ការសម្អាតខាងក្រៅផ្ទះ និងការស្រោចទឹកសម្អាតផ្ទះ (មើល ៨១២៩៩)។
- (២) **រាប់បញ្ចូល**
- ការសម្អាតនូវអាគារនិងទីតាំងកខ្វក់ ដែលស្ថិតនៅលើដីនិងទឹក។

ជំពូក ច ៖ សំណង់

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៣
ក្រុម	៨
ថ្នាក់	១១
ថ្នាក់រង	១៧

ជំពូកនេះរាប់បញ្ចូល សកម្មភាពសាងសង់ទូទៅ និងសាងសង់ឯកទេសផ្សេងៗទៀតសម្រាប់ការងារវិស្វកម្មស៊ីវិល និងសំណង់។ វារាប់បញ្ចូលការងារសង់ថ្មី ការជួសជុល ការសង់បន្ថែម និងការកែលម្អ ការសាងសង់គ្រោងអាគារនិងរចនាសម្ព័ន្ធដែលដំឡើងរួចនៅនឹងកន្លែង និងការសាងសង់ជាបណ្តោះអាសន្ន។

សំណង់ទូទៅគឺជាការសាងសង់លំនៅដ្ឋានទាំងមូល អាគារការិយាល័យ ហាងនិងអាគារសាធារណៈ និងអាគារសេវាកម្មសាធារណៈផ្សេងៗ អាគារកសិដ្ឋាន។ល។ ឬ វាជាការសាងសង់ការងារវិស្វកម្មស៊ីវិល ដូចជា ផ្លូវសម្រាប់យានយន្ត ផ្លូវ ស្ពាន ផ្លូវក្រោមដី ផ្លូវថ្នល់ ព្រលាន យន្តហោះ កំពង់ផែ គម្រោងផ្លូវទឹក ប្រព័ន្ធស្រោចស្រព ប្រព័ន្ធទឹកស្អុយ អាគារឧស្សាហកម្ម បណ្តាញទុយោ បណ្តាញអគ្គិសនី កន្លែងសម្រាប់កីឡា។ល។

កិច្ចការនេះអាចធ្វើឡើងដោយខ្លួនឯង ឬដោយចំណាយប្រាក់កម្រៃ ឬដោយមេរៀន។ ផ្នែកខ្លះនៃការងារ ឬពេលខ្លះការអនុវត្តការងារទាំងស្រុង អាចត្រូវបានមេរៀនបន្ត។ អង្គភាពមួយដែលទទួលខុសត្រូវទាំងស្រុង លើគម្រោងសាងសង់មួយ ត្រូវបានចាត់ថ្នាក់នៅក្នុងជំពូកនេះ។

ការជួសជុលអាគារ និងការងារវិស្វកម្ម ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ជំពូកនេះរាប់បញ្ចូល ការបញ្ចប់ការសាងសង់អាគារទាំងស្រុង(ផ្នែក ៤១) ការបញ្ចប់ការសាងសង់ទាំងស្រុងនូវការងារសំណង់វិស្វកម្មស៊ីវិល (ផ្នែក ៤២) ព្រមទាំងសកម្មភាពសាងសង់ឯកទេស ប្រសិនបើវាជាផ្នែកមួយនៃដំណើរការសាងសង់ទាំងមូល(ផ្នែក ៤៣)។ ការជួលឧបករណ៍សាងសង់រួមទាំងប្រតិបត្តិករ គឺត្រូវបានចាត់ថ្នាក់ជាមួយសកម្មភាពជាក់លាក់ ដែលឧបករណ៍ទាំងនេះបានចូលរួមពាក់ព័ន្ធ។

ជំពូកនេះក៏រាប់បញ្ចូល ការអភិវឌ្ឍគម្រោងសាងសង់អាគារ ឬការងារវិស្វកម្មស៊ីវិល ដោយរួមបញ្ចូលគ្នា នូវមធ្យោបាយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងរូបសាស្ត្រ ដើម្បីសម្រេច បានគម្រោងសាងសង់ សម្រាប់លក់នាពេលខាងមុខ។ ប្រសិនបើសកម្មភាពគម្រោងសាង សង់ទាំងនោះ ត្រូវធ្វើឡើងមិនមែនក្នុងគោលដៅសម្រាប់លក់ទេ ប៉ុន្តែសម្រាប់ប្រតិបត្តិការ ផ្ទាល់ខ្លួន (ដូចជាការជួលទីតាំងក្នុងអាគារ សកម្មភាពផលិតក្នុងរោងចក្រនេះ។ល។) អង្គភាព នេះមិនត្រូវបានចាត់ថ្នាក់នៅក្នុងផ្នែកនេះទេ ប៉ុន្តែចាត់ថ្នាក់តាមសកម្មភាពប្រតិបត្តិការរបស់ ខ្លួន (ដូចជា ផ្នែកអចលនទ្រព្យ ឧស្សាហកម្ម។ល។)។

ផ្នែក ៤១ ៖ ការសាងសង់អាគារ

ជំពូកនេះរាប់បញ្ចូលសកម្មភាពសាងសង់ទូទៅគ្រប់ប្រភេទ។ វារាប់បញ្ចូលការងារ សាងសង់ថ្មី ការជួសជុល ការសង់បន្ថែម និងការកែលម្អ ការដំឡើងគ្រោងអាគារនិងរចនា សម្ព័ន្ធនៅនឹងកន្លែង និងការសាងសង់ជាបណ្តោះអាសន្ន។

ការសាងសង់លំនៅដ្ឋានទាំងមូល អាគារការិយាល័យ ហាង និងអាគារសាធារណៈ និងអាគារសេវាកម្មសាធារណៈផ្សេងៗ អាគារកសិដ្ឋាន។ល។ ក៏រួមបញ្ចូលក្នុងផ្នែកនេះដែរ។

ក្រុម ៤១០ ៖ ការសាងសង់អាគារ

ក្រុមនេះរាប់បញ្ចូលការសាងសង់ចប់ទាំងស្រុងនូវអាគារលំនៅដ្ឋាន ឬអាគារមិនមែន លំនៅដ្ឋាន ធ្វើឡើងដោយខ្លួនឯង ឬដោយចំណាយប្រាក់កម្រៃ ឬដោយមៅការ។ វាអាចមាន ការប្រើប្រាស់សេវាកម្មផ្សេងៗពីប្រភពខាងក្រៅសម្រាប់គម្រោងសាងសង់ទាំងមូល ឬផ្នែក ណាមួយ។ ប្រសិនបើមានការសាងសង់ផ្នែកឯកទេសណាមួយនៃដំណើរការសាងសង់នេះ ត្រូវបានធ្វើឡើង នោះវាត្រូវបានចាត់ថ្នាក់ទៅក្នុងផ្នែក ៤៣ វិញ។

ផ្នែក ច ៖ សំណង់

ផ្នែក ៤១ ៖ ការសាងសង់អាគារ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤១០			ការសាងសង់អាគារ
	៤១០០ ^(១)		ការសាងសង់អាគារ
		៤១០០១	អាគារលំនៅដ្ឋាន ^(២)
		៤១០០២	អាគារមិនមែនលំនៅដ្ឋាន ^(៣)
(១)	រាប់បញ្ចូល	(ក)	ការកែលម្អ និងរចនាម៉ូដឡើងវិញ នូវរចនាសម្ព័ន្ធលំនៅដ្ឋានដែលមានស្រាប់
		(ខ)	ការសង់សាងសង់ចប់ទាំងស្រុងនូវអាគារលំនៅដ្ឋាន ឬអាគារមិនមែនលំនៅដ្ឋានដោយធ្វើខ្លួនឯង ឬទទួលកម្រៃឈ្នួល ឬដោយមេការ។
	មិនរាប់បញ្ចូល	(ក)	ការដំឡើងគ្រឿងបន្លំសំណង់ ដែលដំឡើងរួចស្រេចពីរោងចក្រ និងដែលមិនមែនធ្វើពីស៊ីម៉ង់ត៍ (មើលផ្នែក ១៦ និង២៥)
		(ខ)	សំណង់គ្រឹះស្ថានឧស្សាហកម្ម រៀបរយលែងតែអាគារ (មើល ៤២៩០)
		(គ)	សកម្មភាពវិស្វកម្មនិងស្ថាបត្យកម្ម (មើល ៧១១០)
		(ឃ)	សកម្មភាពគ្រប់គ្រងគម្រោងទាក់ទងនឹងសំណង់ (មើល ៧១១០២)។
(២)	រាប់បញ្ចូល		សំណង់លំនៅដ្ឋានគ្រប់ប្រភេទ ដូចជា លំនៅដ្ឋានស្រមាប់គ្រួសារមួយ អាគារស្នាក់នៅរួម និងអាគារខ្ពស់។
(៣)	រាប់បញ្ចូល		ការសាងសង់អាគារគ្រប់ប្រភេទមិនមែនជាលំនៅដ្ឋាន (ដូចជា អាគារផលិតកម្មឧស្សាហកម្ម មន្ទីរពេទ្យ សាលារៀន អាគារការិយាល័យ សណ្ឋាគារ ផ្សារ ហាងលក់ទំនិញគោជនីយដ្ឋាន ព្រលានយន្តហោះ កន្លែងហាត់កីឡា កន្លែងចតរថយន្ត ឃ្នាំង និងអាគារសាសនា។ល។)
	រាប់បញ្ចូល		ការស្តារជួសជុលឡើងវិញនូវអាគារ និងទីតាំងប្រវត្តិសាស្ត្រ។

ផ្នែក ៤២ ៖ វិស្វកម្មស៊ីវិល

ផ្នែកនេះរាប់បញ្ចូលសំណង់ទូទៅសម្រាប់ការងារវិស្វកម្មស៊ីវិល។ វារាប់បញ្ចូលការងារសាសង់ថ្មី ការជួសជុល ការងារសង់បន្ថែម និងការកែលម្អ ការដំឡើងគ្រោងអាគារនិងរចនាសម្ព័ន្ធនៅលើទីតាំង និងការសាងសង់ជាបណ្តោះអាសន្ន។

វារាប់បញ្ចូលនូវគម្រោងសំណង់ធំៗ ដូចជាផ្លូវសម្រាប់យានយន្ត ផ្លូវ ស្ពាន ផ្លូវក្រោមដី ផ្លូវថ្នល់ ផ្លូវយន្តហោះ ព្រលានយន្តហោះ កំពង់ផែ និងគម្រោងផ្លូវទឹកផ្សេងៗ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធបង្ហូរទឹកស្អុយ អាគារឧស្សាហកម្ម បណ្តាញទុយោ បណ្តាញអគ្គិសនី កន្លែងសម្រាប់កីឡា។ល។ កិច្ចការទាំងនេះអាចធ្វើដោយខ្លួនឯង ឬដោយទទួលប្រាក់កម្រៃ ឬដោយមេរោង។ ផ្នែកខ្លះនៃការងារនោះ ឬការងារទាំងមូលពេលខ្លះអាចមេរោងបន្តផងដែរ។

ក្រុម ៤២១ ៖ សំណង់ផ្លូវថ្នល់ និងផ្លូវថ្នល់

ក្រុមនេះរាប់បញ្ចូលការស្ថាបនាផ្លូវថ្នល់ ផ្លូវជាតិ ផ្លូវលំ ផ្លូវសម្រាប់រថយន្ត និងផ្លូវថ្មីរដើងផ្សេងៗ, ការងារផ្នែកផ្ទៃលើនៃផ្លូវធំៗ ផ្លូវ ផ្លូវលំ ស្ពាន ឬផ្លូវក្រោមដី, ការសាងសង់ស្ពាន រួមទាំងស្ពានសម្រាប់ផ្លូវខ្ពស់ៗផុតពីដី, ការសាងសង់ផ្លូវថ្នល់ក្រោមដី ការសាងសង់ផ្លូវដែក និងការសាងសង់ផ្លូវយន្តយោះក្នុងព្រលាន។

ក្រុម ៤២២ ៖ សំណង់នៃគម្រោងសេវាកម្មសាធារណៈ

វារាប់បញ្ចូលបណ្តាញចែកចាយ និងអាគារដែលពាក់ព័ន្ធ និងរចនាសម្ព័ន្ធពាក់ព័ន្ធនានាដែលជាផ្នែកសំខាន់នៃប្រព័ន្ធទាំងនេះ។

ក្រុម ៤២៩ ៖ សំណង់នៃគម្រោងវិស្វកម្មស៊ីវិលដទៃទៀត

ក្រុមនេះរាប់បញ្ចូល សំណង់ឧស្សាហកម្មនានា រៀបរយតែអាគារ, ការសាងសង់ផ្លូវទឹក កំពង់ផែ ការងារសំណង់នៅទន្លេ ការងារនៅចំណាត់ភារកិច្ចច្រើន ទំនប់ ទំនប់ទឹក ទំនប់ទប់ច្រាំង, ការបូមស្តារផ្លូវទឹក, ការងារសំណង់ក្រៅពីសង់អាគារ, ការបែងចែកដីដោយមានការធ្វើឲ្យដីមានលក្ខណៈប្រសើរជាងមុន។

ផ្នែក ច ៖ សំណង់

ផ្នែក ៤២ ៖ វិស្វកម្មស៊ីវិល

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤២១			សំណង់ផ្លូវថ្នល់ និងផ្លូវថ្នល់
	៤២១០ ^(១)		សំណង់ផ្លូវថ្នល់ និងផ្លូវថ្នល់
		៤២១០១	សំណង់ផ្លូវ ថ្នល់ ស្ពាន និងផ្លូវក្រោមដី ^{២)}
		៤២១០២	សំណង់ផ្លូវដែក
៤២២			សំណង់នៃគម្រោងសេវាកម្មសាធារណៈ
	៤២២០ ^(៣)		សំណង់នៃគម្រោងសេវាកម្មសាធារណៈ
		៤២២០១	សំណង់គម្រោងសេវាទឹកស្អាត ទឹកស្អុយ ប្រេង និងឧស្ម័ន
		៤២២០២	សំណង់គម្រោងសេវាកម្មអគ្គិសនី និងទូរគមនាគមន៍
៤២៩			សំណង់នៃគម្រោងវិស្វកម្មស៊ីវិលដទៃទៀត
	៤២៩០ ^(៤)		សំណង់នៃគម្រោងវិស្វកម្មស៊ីវិលដទៃទៀត រៀបរយតែអាគារ
		៤២៩០០	សំណង់ផ្លូវទឹក កំពង់ផែ ទំនប់ទឹក និងគម្រោងវិស្វកម្មនានាដែលមិនមែនជាសំណង់អាគារ

- (១) **មិនរាប់បញ្ចូល**
- (ក) ការបំពាក់ភ្លើងតាមផ្លូវ និងសញ្ញាអេឡិចត្រូនិច (មើល ៤៣២១០)
 - (ខ) សកម្មភាពស្ថាបត្យកម្ម (មើល ៧១១០១) និងសកម្មភាពវិស្វកម្មផ្សេងៗ (មើល ៧១១០២)
 - (គ) សកម្មភាពគ្រប់គ្រងសំណង់ដែលទាក់ទងនឹងការងារវិស្វកម្មស៊ីវិល (មើល ៧១១០២)។
- (២) **រាប់បញ្ចូល** សំណង់ផ្លូវយន្តហោះ នៅអាកាសយានដ្ឋាន។
- (៣) **រាប់បញ្ចូល** ការបែងចែកដីដោយមានការធ្វើឲ្យប្រសើរជាងមុន (ដូចជា ការសង់ផ្លូវថ្នល់បន្ថែមឬហេដ្ឋារចនាសម្ព័ន្ធទឹក អគ្គិសនី។ល។)
- មិនរាប់បញ្ចូល** សកម្មភាពគ្រប់គ្រងគម្រោងដែលទាក់ទងការងារវិស្វកម្មស៊ីវិល (មើល ៧១១០២)
- រាប់បញ្ចូល** ការសាងសង់រោងចក្រថាមពល ការខ្វែងអណ្តូងទឹក និងស្ថានីយបូមទឹក។
- (៤) **មិនរាប់បញ្ចូល** សកម្មភាពគ្រប់គ្រងគម្រោងដែលទាក់ទងទៅនឹងការងារវិស្វកម្មស៊ីវិល (មើល ៧១១០២)
- រាប់បញ្ចូល**
- (ក) ការសាងសង់បន្ថែមផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ ។ល។
 - (ខ) ការបែងចែកដីដោយមានការធ្វើឲ្យប្រសើរជាងមុន
 - (គ) ការងារចាក់ពង្រីកផ្ទៃដីទៅក្នុងទឹក
 - (ឃ) សំណង់ប្រព័ន្ធបង្ហូរទឹក និងទំនប់ទឹក
 - (ង) សំណង់នៅសមុទ្រ និងទឹកសាប (កំពង់ផែស្ពានចូលនាវា ចំណាត់នាវា)
 - (ច) សំណង់គម្រោងវិស្វកម្មស៊ីវិលផ្សេងៗ (ដូចជាកន្លែងហាត់កីឡា ប្រព័ន្ធកន្លែងក្មេងលេង)
 - (ឆ) ការបូមស្តារទន្លេ និងផ្លូវទឹកនានាដើម្បីឲ្យទូលាយ។

ផ្នែក ៤៣ ៖ សកម្មភាពសាងសង់ឯកទេស

ផ្នែកនេះរាប់បញ្ចូល សកម្មភាពសាងសង់ឯកទេស (ពាណិជ្ជកម្មពិសេស) ឧទាហរណ៍ ការសាងសង់ផ្នែកខ្លះនៃសំណង់និងការងារវិស្វកម្មស៊ីវិល ដោយពុំមានការទទួលខុសត្រូវ ចំពោះគម្រោងទាំងមូល។ ជាទូទៅ វាមានលក្ខណៈជាឯកទេសក្នុងផ្នែកណាមួយ ដែលជាលក្ខណៈទូទៅនៃរចនាសម្ព័ន្ធផ្សេងៗគ្នា ដែលតម្រូវឲ្យមានជំនាញ ឬឧបករណ៍ឯកទេស ដូចជា ការខ្វែងដី ការងារសង់គ្រឹះ ការងារគ្រោង ការងារចាក់បេតុង ការរៀបឥដ្ឋ ការដាក់ជើងទម្រ ការចាក់គ្រឹះ ការប្រក់ដំបូល។ល។ ត្រូវបានអនុវត្ត។ ការសាងសង់រចនាសម្ព័ន្ធលោហធាតុ ក៏ត្រូវបានរាប់បញ្ចូលក្នុងផ្នែកនេះផងដែរ ដោយហេតុថាផ្នែកទាំងនេះ មិនមែនផលិតដោយអង្គភាពតែមួយ។ សកម្មភាពសាងសង់ឯកទេស គឺជាធម្មតាត្រូវបានធ្វើឡើងតាមរយៈការមៅការបន្ត ប៉ុន្តែជាពិសេសនៅក្នុងជួសជុលសំណង់ ម្ចាស់ទ្រព្យជាអ្នកធ្វើផ្ទាល់។ សកម្មភាពតុបតែង បង្ហើយការសាងសង់ និងការបញ្ចប់ការសាងសង់អាគារ ក៏រាប់បញ្ចូលផងដែរ។ ការជួល ឧបករណ៍សាងសង់ រួមទាំងប្រតិបត្តិករ គឺត្រូវចាត់ថ្នាក់ជាមួយសកម្មភាពសាងសង់ដែលពាក់ព័ន្ធ។

សកម្មភាពការងារដំឡើងប្រព័ន្ធសេវាកម្មសាធារណៈនានា ដែលធ្វើឲ្យសំណង់អាចមានដំណើរការនោះ ក៏ត្រូវរាប់បញ្ចូលផងដែរ។ សកម្មភាពទាំងនោះ តែងតែធ្វើឡើងនៅទីកន្លែងសាងសង់ ទោះបីជាផ្នែកខ្លះនៃកិច្ចការនេះ អាចត្រូវបានធ្វើនៅកន្លែងឯកទេស។ វាក៏រាប់បញ្ចូលសកម្មភាពតប្រព័ន្ធទឹក ការដំឡើងប្រព័ន្ធកម្ដៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់ អង់តែន ប្រព័ន្ធរោទី និងកិច្ចការផ្នែកអេឡិចត្រូនិច ប្រព័ន្ធក្បាលស្រោចស្រព ជណ្ដើរយោង និងជណ្ដើរយន្ត។ល។ វាក៏រាប់បញ្ចូលកិច្ចការការពារ (ទឹក កម្ដៅ សំឡេង) កិច្ចការលោហធាតុសន្លឹក កិច្ចការក្លាស្បែរមានលក្ខណៈអាជីវកម្ម កិច្ចការបំពាក់ប្រព័ន្ធបំភ្លឺ និងប្រព័ន្ធសញ្ញាសម្រាប់ផ្លូវថ្នល់ ផ្លូវដែក ព្រលានយន្តហោះ កំពង់ផែ។ល។ សកម្មភាពជួសជុលសម្រាប់សកម្មភាពដូចលើកឡើងខាងលើ ក៏រាប់បញ្ចូលផងដែរ។

សកម្មភាពដើម្បីបញ្ចប់ការសាងសង់អាគារ រួមមាន សកម្មភាពដែលរួមចំណែកដល់ការបញ្ចប់ ឬការបង្ហើយសំណង់មួយ ដូចជា ការលាបថ្នាំកំបោរបាយអ ការលាបពណ៌កម្រាល និងឥដ្ឋ ឬសម្ភារៈស្រោបជញ្ជាំង ដូចជា ផ្ទៃក្ដារ កម្រាលព្រំ ក្រដាសបិទជញ្ជាំង។ល។ ការចាក់ខ្សាច់ធ្វើកម្រាល ការបង្ហើយការងារផ្នែកជាងឈើ ការងារផ្នែកសំឡេង ការសម្អាតផ្ទៃខាងក្រៅ។ល។ សកម្មភាពជួសជុល សកម្មភាពដូចបានរៀបរាប់ខាងលើ ក៏រាប់បញ្ចូលផងដែរ។

ក្រុម ៤៣១ ៖ ការវាយកម្ទេច និងការរៀបចំការដ្ឋាន

ក្រុមនេះរួមមាន សកម្មភាពក្នុងការរៀបចំការដ្ឋាន សម្រាប់សកម្មភាពសាងសង់បន្តបន្ទាប់ ជាអាទិ៍ ការរើចេញរចនាសម្ព័ន្ធដែលមានសម្រាប់។

ក្រុម ៤៣២ ៖ សកម្មភាពដំឡើងអគ្គិសនី ប្រព័ន្ធទឹក និងសកម្មភាពដំឡើងផ្សេងៗទៀត

ក្រុមនេះរាប់បញ្ចូលសកម្មភាពដំឡើងនានា ដែលគាំទ្រដំណើរការរបស់អាគារ ដែលរួមមានការដំឡើងប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក (ប្រព័ន្ធទឹកស្អាត ឧស្ម័ន និងទឹកស្អុយ) ប្រព័ន្ធកម្ដៅ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ជណ្ដើរយន្ត។ល។

ក្រុម ៤៣៣ ៖ ការបញ្ចប់ និងការបង្ហើយការសាងសង់អាគារ

ផ្នែកនេះរាប់បញ្ចូល ការលាបថ្នាំ និងការលម្អផ្នែកខាងក្នុងនិងខាងក្រៅនៃអាគារ ឬគម្រោងសាងសង់ផ្សេងៗទៀត ដែលរួមមាន សម្ភារៈបន្ទះក្តារស្តើង, ការដំឡើងទ្វារ (រៀបលែងតែទ្វារស្វ័យប្រវត្តិ ឬទ្វារវិល) បង្អួចទ្វារនិងគ្រោងបង្អួចដែលធ្វើពីឈើ និងសម្ភារៈផ្សេងៗទៀត, ការដំឡើងសម្ភារៈចង្រានបាយ ជណ្ដើរ ការរៀបចំតុបតែងហាង និងសកម្មភាពដូចគ្នានេះ, ការបំពាក់គ្រឿងសង្ហារឹម, ការបញ្ចប់កិច្ចការផ្ទៃខាងក្នុង ដូចជា ការដាក់ពិដាន ការគ្រប់ជញ្ជាំងដោយបន្ទះឈើ ផ្នែកដែលអាចរំកិលបាន។ល។, ការក្រាល ប្រក់ ព្យួរ ឬតុបតែងលម្អក្នុងអាគារ ឬគម្រោងសាងសង់ដទៃទៀត, ការលាបថ្នាំអាគារទាំងខាងក្នុងនិងខាងក្រៅ, ការលាបថ្នាំរចនាសម្ព័ន្ធវិស្វកម្មស៊ីវិល, ការបំពាក់កែវ កញ្ចក់។ល។, ការសម្អាតអាគារថ្មីបន្ទាប់ពីសាងសង់រួច និងការបំពាក់សម្ភារៈខាងក្នុងក្នុងហាង ផ្ទះចល័ត ទូក។ល។

ក្រុម ៤៣៤ ៖ សកម្មភាពសាងសង់ឯកទេសដទៃទៀត

ក្រុមនេះរួមមាន សកម្មភាពសាងសង់ឯកទេសនៅក្នុងផ្នែកណាមួយ ដែលជាលក្ខណៈទូទៅនៃរចនាសម្ព័ន្ធប្រភេទផ្សេងៗ ដោយតម្រូវឲ្យមានជំនាញ ឬឧបករណ៍ឯកទេស, កិច្ចការផ្នែកខាងក្រោមផ្ទៃ, ការសាងសង់អាងទឹកខាងក្រៅអាគារ, ការសម្អាតដោយចំហាយ ការបាញ់ខ្សាច់ និងសកម្មភាពស្រដៀងគ្នា សម្រាប់ផ្នែកខាងក្រៅនៃអាគារ, និងការជួលម៉ាស៊ីនស្នូច រួមជាមួយប្រតិបត្តិករ។

ផ្នែក ច ៖ សំណង់

ផ្នែក ៤៣ ៖ សកម្មភាពសាងសង់ឯកទេស

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៣១			ការវាយកម្ទេច និងការរៀបចំការដ្ឋាន
	៤៣១១		ការវាយកម្ទេច
		៤៣១១០	ការវាយកម្ទេចឬបំផ្លាញ អាគារនិងរចនាសម្ព័ន្ធផ្សេងៗទៀត
	៤៣១២ ^(១)		ការរៀបចំការដ្ឋាន
		៤៣១២១	ការសម្អាតការដ្ឋានសំណង់សម្រាប់ការសាងសង់ ឬយកដី ^(២)
		៤៣១២២	ការបោសសម្អាតមីន

- (១) **មិនរាប់បញ្ចូល**
- (ក) ការខ្វែងអណ្តូងប្រេងកាត និងឧស្ម័ន (មើល ០៦១០ និង ០៦២០)
 - (ខ) ការសាកល្បងខ្នងនិងចោះរន្ធ សម្រាប់ប្រតិបត្តិការរុករកដី (ក្រៅពីការទាញយកប្រេងនិងឧស្ម័ន) (មើល ០៩៩០០)
 - (គ) ការសម្អាតជាតិពុលពីដី (មើល ៣៩០០០)
 - (ឃ) ការខ្វែងអណ្តូងទឹក (មើល ៤២២០១)
 - (ង) ការខ្វែង (មើល ៤៣៩០)
 - (ច) ការរុករកប្រេងនិងឧស្ម័ន ការអង្កេតភូមិសាស្ត្រ (មើល ៧១១០៣)។
- (២) **រាប់បញ្ចូល**
- (ក) ការដឹក ការចាក់បំពេញដី ការពង្រាបដី ការកំណត់ប្រភេទដីនៃការដ្ឋានសំណង់ ការដឹករណ៍ ការយកថ្មចេញ ការបំផ្ទុះ។ល។
 - (ខ) ការចាក់ដីបំពេញក្នុងទឹកដើម្បីពង្រីកផ្ទៃដី
 - (គ) ការជួលម៉ាស៊ីនឈូសដីដើម្បីឈូសដី
 - (ឃ) ការយកចេញ និងការអភិវឌ្ឍ និងការរៀបចំទីតាំងនិងដី (រៀបចំលែងតែ ប្រេងនិងឧស្ម័ន)
 - (ង) កិច្ចការដែលបានធ្វើដើម្បីបង្កើត ឬរៀបចំទីតាំងសម្រាប់យកដីដែក។

ផ្នែក ច ៖ សំណង់

ផ្នែក ៤៣ ៖ សកម្មភាពសាងសង់ឯកទេស

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៣២			សកម្មភាពដំឡើងប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក និងសកម្មភាពដំឡើងផ្សេងៗទៀត
	៤៣២១ ^(១)		ការដំឡើងប្រព័ន្ធអគ្គិសនី
		៤៣២១០	ការដំឡើងប្រព័ន្ធអគ្គិសនី
	៤៣២២ ^(២)		ការដំឡើងប្រព័ន្ធទឹក ប្រព័ន្ធយ៉ាស៊ីត្រជាក់ ប្រព័ន្ធកម្ដៅ
		៤៣២២០	ការដំឡើងប្រព័ន្ធទឹក ប្រព័ន្ធយ៉ាស៊ីត្រជាក់ ប្រព័ន្ធកម្ដៅ
	៤៣២៩ ^(៣)		ការដំឡើងសំណង់ដទៃទៀត
		៤៣២៩០	ការដំឡើងសំណង់ដទៃទៀត
(១)	រាប់បញ្ចូល		ប្រព័ន្ធពន្លឺ ការតម្រូវបណ្តាញកុំព្យូទ័រ និងទូរទស្សន៍ខ្សែកាប ការតម្រូវទូរគមនាគមន៍ កញ្ចប់ផ្កាយរណប ការតម្រូវបណ្តាញអេឡិចត្រូនិច និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ប្រព័ន្ធសំឡើងរោទ៍អគ្គិសនីនិងសន្តិសុខ។
	មិនរាប់បញ្ចូល	(ក)	ការសាងសង់ខ្សែបណ្តាញអគ្គិសនី និងទូរគមនាគមន៍ (មើល ៤២២០២០)
		(ខ)	ការពិនិត្យ ឬការបញ្ជាពីចម្ងាយ នូវប្រព័ន្ធសន្តិសុខអេឡិចត្រូនិច ដូចជា ចោរ ប្រព័ន្ធរោទ៍អគ្គិសនី ដែលរួមមានទាំងការជួសជុលថែទាំ (មើល ៨០២០០)។
(២)	រាប់បញ្ចូល		ជួសជុល ថែទាំជណ្តើរយោង និងជណ្តើរយន្ត។
(៣)	រាប់បញ្ចូល		ប្រព័ន្ធពន្លឺ ការតម្រូវបណ្តាញកុំព្យូទ័រ និងទូរទស្សន៍ខ្សែកាប ការតម្រូវទូរគមនាគមន៍ កញ្ចប់ផ្កាយរណប ការដំឡើងប្រព័ន្ធសន្តិសុខ។
	រាប់បញ្ចូល		ការដំឡើងជណ្តើរយោង និងជណ្តើរយន្ត ការដំឡើងឧបករណ៍នានា ក្រៅពីប្រព័ន្ធយ៉ាស៊ីត្រជាក់ ប្រព័ន្ធកម្ដៅ ប្រព័ន្ធទុយោទឹក ប្រព័ន្ធអេឡិចត្រូនិច ឬក្រៅពីការដំឡើងគ្រឿងចក្រឧស្សាហកម្មនៅក្នុងអាគារ និងរចនាសម្ព័ន្ធសំណង់ស៊ីវិល ដោយរួមមានការជួសជុល និងថែទាំ
	មិនរាប់បញ្ចូល		ការដំឡើងគ្រឿងចក្រឧស្សាហកម្ម (មើល ៣៣២០០)។

ផ្នែក ច ៖ សំណង់

ផ្នែក ៤៣ ៖ សកម្មភាពសាងសង់ឯកទេស

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៣៣			ការបញ្ចប់ និងការបង្កើតការសាងសង់អាគារ
	៤៣៣០ ^(១)		ការបញ្ចប់ និងការបង្កើតការសាងសង់អាគារ
		៤៣៣០១	ការលាបថ្នាំនិងកិច្ចការពាក់ព័ន្ធ
		៤៣៣០២	ឥដ្ឋក្រាលជញ្ជាំង និងកម្រាល ឬក្រាលនិងសម្ភារៈផ្សេងៗ
		៤៣៣០២	ផ្នែកជាងឈើ

(១)	រាប់បញ្ចូល	(ក)	ការលាបថ្នាំនិងលម្អផ្នែកខាងក្នុងនិងខាងក្រៅនៃអាគារឬគម្រោងសាងសង់ផ្សេងៗទៀត ដែលរួមមាន សម្ភារៈបន្ទះក្តារស្តើង
		(ខ)	ការបំពាក់ទ្វារ បង្អួច គ្រោងទ្វារ ចង្រ្កាន និងជណ្តើរ
		(គ)	ការលាបថ្នាំផ្ទៃខាងក្នុង និងខាងក្រៅ
		(ឃ)	ការបំពាក់កញ្ចក់។ល។
		(ង)	ការសម្អាតអាគារថ្មី បន្ទាប់ពីការសាងសង់
		(ច)	ការរៀបកម្រាលឥដ្ឋ និងសេរ៉ាមិចជញ្ជាំងបេតុងនិងថ្ម
		(ឆ)	ការក្រាលកម្រាលឈើ ឬឈើជារូបក្រឡា
		(ជ)	កម្រាល និងកម្រាលជញ្ជាំងពីម្ខាងសិលា ថ្មក្រានិត ថ្មម៉ាប់
		(ឈ)	ក្រដាសបិតជញ្ជាំង
		មិនរាប់បញ្ចូល	(ក)
(ខ)	ការសម្អាតផ្ទៃខាងក្នុងអាគារ និងរចនាសម្ព័ន្ធអាគារដទៃទៀត (មើល ៨១២១)		
(គ)	ការសម្អាតឯកទេសនៃផ្ទៃខាងក្នុង និងខាងក្រៅនៃអាគារ (មើល ៨១២៩៩)		
(ឃ)	សកម្មភាពរបស់អ្នករចនាផ្ទៃខាងក្នុងនៃអាគារ (មើល ៧៥១១០)		
(ង)	ការដំឡើង និងជួសជុលគ្រឿងសង្ហារឹមដែលដាច់តែឯង (មើល ៩៥២៤០)។		

ផ្នែក ០ ៖ សំណង់

ផ្នែក ៤៣ ៖ សកម្មភាពសាងសង់ឯកទេស

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៣៩			សកម្មភាពសាងសង់ឯកទេសដទៃទៀត
	៤៣៩០ ^(១)		សកម្មភាពសាងសង់ឯកទេសដទៃទៀត
		៤៣៩០០	សកម្មភាពសាងសង់ឯកទេសដទៃទៀត

- (១) **រាប់បញ្ចូល**
- (ក) ការសាងសង់គ្រឹះ និងកិច្ចការនៅក្រោមផ្ទៃ
 - (ខ) ការជួលម៉ាស៊ីនស្តូចដោយមានប្រតិបត្តិករ
 - (គ) ការរៀបចំ និងរៀបឥដ្ឋ
 - (ឃ) ការសង់អាងហែលទឹកនៅក្រៅផ្ទះ
 - (ង) សកម្មភាពសាងសង់ដែលមានជំនាញនៅក្នុងផ្នែកណាមួយដែលមានជាទូទៅក្នុងរចនាសម្ព័ន្ធប្រភេទផ្សេង ដោយតម្រូវឲ្យមានជំនាញឬឧបករណ៍ឯកទេស
 - (ច) កិច្ចការការពារទឹក និងការជ្រាប
 - (ឆ) ការបំបាត់សំណើមក្នុងអាគារ
 - (ជ) ការខ្ទង់ដី
 - (ឈ) ការពុតដែក
 - (ញ) ការប្រក់ដំបូលសម្រាប់អាគារលំនៅដ្ឋាន
 - (ដ) ការសាងសង់បំពង់ផ្សេង និងឡូឌស្យាហាកម្ម
 - (ថ) កិច្ចការដែលតម្រូវឲ្យមានអ្នកឯកទេសដែលចាំបាច់ត្រូវមានជំនាញក្នុងការឡើងទីខ្ពស់ និងការប្រើប្រាស់ឧបករណ៍ដែលពាក់ព័ន្ធ ដូចជា ការធ្វើការនៅទីខ្ពស់
 - (ឌ) ការដាក់ជើងទម្រ ឡើងទីខ្ពស់
 - (ឍ) ការសម្អាតដោយចំហាយ ការបាញ់ខ្សាច់។ល។
- មិនរាប់បញ្ចូល** ការជួលឧបករណ៍ និងគ្រឿងចក្រសំណង់ ដោយមិនមានប្រតិបត្តិករ។ល។

**ជំពូក ៩ ៖ លេខិកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិង
ទោចក្រយានយន្តគ្រប់ប្រភេទ**

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៣
ក្រុម	២០
ថ្នាក់	៤៧
ថ្នាក់រង	១៤៤

ជំពូកនេះរាប់បញ្ចូល ការលក់ដុំនិងលក់រាយ (ឧ. ការលក់ដោយគ្មានការបំប្លែងពីទម្រង់ដើម) ទំនិញប្រភេទណាមួយ ហើយផ្តល់នូវសេវាកម្មអមនឹងការលក់ទំនិញ។ ការលក់ដុំនិងការលក់រាយ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការចែកចាយទំនិញ។ ជំពូកនេះក៏បានរាប់បញ្ចូល ការជួសជុលទោចក្រយានយន្តនិងយានយន្តផងដែរ។

ការលក់ដុំ ការលក់រាយ និងការជួសជុលទោចក្រយានយន្តនិងយានយន្ត, ការលក់ដុំ (លើកលែងតែការលក់ទោចក្រយានយន្តនិងយានយន្ត), និងការលក់រាយ (លើកលែងតែការលក់ទោចក្រយានយន្តនិងយានយន្ត) ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងជំពូកនេះផងដែរ។

ការលក់ដោយគ្មានបំប្លែងពីភាពដើមដែលត្រូវបានចាត់ទុកថាជាសកម្មភាពបន្ទាប់បន្សំ រាប់បញ្ចូលប្រតិបត្តិការធម្មតា (ឬការរៀបចំត្រួតពិនិត្យ) ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដូចជាការរៀបផលិតផលតាមប្រភេទ ការចាត់ថ្នាក់គុណភាពផលិតផល និងការផ្គុំដំឡើងទំនិញ, ការលាយទំនិញ (ដូចជាស្រាឬខ្យាច់), ការច្រកក្នុងដប (ទាំងបាននិងមិនបានសម្អាតដបជាមុន), ការវេចខ្ចប់ និងការបំបែកទំនិញពីដុំធំហើយវិចខ្ចប់ឡើងវិញជាដុំតូចៗសម្រាប់ការចែកចាយ, ការស្តុកទំនិញ (ទោះជាគ្មានឬមានរក្សាទុកនៅកន្លែងត្រជាក់និងបង្អក), ការសម្អាតនិងសម្ងាត់ផលិតផលកសិកម្ម, ការកាត់ចេញឈើក្តារឬសន្លឹកលោហធាតុដែលជាសកម្មភាពបន្ទាប់បន្សំ។

ផ្នែក ៤៥ រាប់បញ្ចូលគ្រប់សកម្មភាពទាំងអស់ ដែលទាក់ទងទៅនឹងការលក់និងការជួសជុលយានយន្តនិងទោចក្រយានយន្ត ចំណែកផ្នែក ៤៦ និងផ្នែក ៤៧ រាប់បញ្ចូលសកម្ម

ភាពលក់ផ្សេងទៀតទាំងអស់។ ភាពខុសគ្នារវាងផ្នែក ៤៦ (ការលក់ដុំ) និងផ្នែក ៤៧ (ការលក់រាយ) គឺផ្អែកលើប្រភេទអតិថិជនដែលច្រើនជាងគេ។

ការលក់ដុំជាការលក់បន្ត (លក់ដោយមិនបំប្លែងពីទម្រង់ដើម) ទំនិញថ្មីឬទំនិញប្រើរួចទៅឲ្យអ្នកលក់រាយ អ្នកប្រើប្រាស់ដែលមានលក្ខណៈជាឧស្សាហកម្មជំនួញ ស្ថាប័នឬអាជីព, ឬលក់ទៅឲ្យអ្នកលក់ដុំផ្សេងៗទៀត, ឬពាក់ព័ន្ធការធ្វើជាភ្នាក់ងារឬឈ្នួញកណ្តាលនៅក្នុងការទិញទំនិញ ឬលក់ទំនិញទៅឲ្យអ្នកប្រើប្រាស់ឬក្រុមហ៊ុន។ ប្រភេទអាជីវកម្មចម្បងរាប់បញ្ចូលទាំងឈ្នួញលក់ទំនិញដុំ ជាឧទាហរណ៍ អ្នកលក់ដុំដែលមានសិទ្ធិលើទំនិញដែលពួកគេលក់រួមមានឈ្នួញលក់ដុំ អ្នកចែកចាយលក្ខណៈជាឧស្សាហកម្ម អ្នកនាំចូល អ្នកនាំចេញ ហើយនិងសមាគមទិញទំនិញមានលក្ខណៈសហការគ្នា, សាខាលក់និងការិយាល័យលក់ (ប៉ុន្តែមិនមែនជាហាងលក់រាយ) ដែលបានស្ថិតនៅក្រោមរោងចក្រឬអង្គភាពដឹករ៉ៃ ដែលនៅដាច់ដោយឡែកពីរោងចក្រឬកន្លែងរុករករ៉ៃ ដែលមានគោលដៅលក់ផលិតផល ហើយការិយាល័យទាំងនោះមិនមែនគ្រាន់តែទទួលយកការបញ្ជាទិញនិងដឹកជញ្ជូនទំនិញដោយផ្ទាល់ពីរោងចក្រឬកន្លែងដឹករុករ៉ៃប៉ុណ្ណោះទេ។ ការលក់ដុំក៏រាប់បញ្ចូលផងដែរនូវឈ្នួញកណ្តាលលក់ទំនិញ, ឈ្នួញទំនិញ និងភ្នាក់ងារដែលយកកម្រៃជើងសារនិងអ្នកផ្គត់ផ្គង់ឡើង, អ្នកទិញនិងសមាគមទិញទំនិញមានលក្ខណៈសហការគ្នាក្នុងការលក់ផលិតផលកសិដ្ឋាន។ ជាទូទៅអ្នកលក់ដុំធ្វើការផ្គត់ផ្គង់ឡើងរៀបតាមប្រភេទនិងចាត់ថ្នាក់គុណភាពជាលក្ខណៈរូបវន្តនូវទំនិញធំៗ, បំបែកទំនិញពីដុំធំៗ, វេចខ្ចប់ឡើងវិញជាដុំតូចៗសម្រាប់ការចែកចាយលក់ ឧ. ឱសថ, ស្តុកទុក ក្លាស្យែចែកចាយ និងដំឡើងទំនិញ, ចូលរួមក្នុងការផ្សព្វផ្សាយលក់សម្រាប់អតិថិជនរបស់ពួកគេ និងចូលរួមក្នុងការរចនាស្លាកសញ្ញា។

ការលក់រាយគឺជាការលក់បន្ត (ការលក់ដោយគ្មានបំប្លែងទម្រង់ដើម) ទំនិញថ្មីឬទំនិញប្រើប្រាស់រួច ទៅឲ្យអ្នកប្រើប្រាស់ជាបុគ្គល ឬគ្រួសារលក់នៅតាមហាងផ្សារទំនើបលក់ទំនិញចម្រុះ លក់តាមការបញ្ជាទិញតាមការផ្ញើសារ លក់តាមផ្ទះ ដើរលក់តូចតាច សហគមន៍អ្នកប្រើប្រាស់ កន្លែងដេញថ្លៃលក់។ល។ អ្នកលក់រាយភាគច្រើនមានសិទ្ធិលើទំនិញរបស់ពួកគេ ប៉ុន្តែអ្នកខ្លះធ្វើជាភ្នាក់ងារយកកម្រៃជើងសារនិងលក់ក្នុងលក្ខណៈធ្វើ ឬលក់យកកម្រៃជើងសារ។

ផ្នែក ៤៥ ៖ ការលក់ដុំ ការលក់រាយ និងការជួសជុលយានយន្តនិងទោចក្រយានយន្ត

ផ្នែកនេះរាប់បញ្ចូលសកម្មភាពទាំងអស់ (លើកលែងតែការផលិតនិងការជួល) ទាក់ទងទៅនឹងទោចក្រយានយន្ត យានយន្ត ដោយរាប់បញ្ចូលទាំងឡូរីនិងឡានដឹកទំនិញ ដែលមានដូចជាការលក់ដុំនិងលក់រាយ នូវយានយន្តថ្មីនិងប្រើប្រាស់រួច, ការជួសជុលនិងការថែទាំយាន

យន្ត, ហើយនិងការលក់ដុំនិងលក់រាយនូវគ្រឿងបន្លាស់និងគ្រឿងបន្លាស់បន្សំ នៃទោចក្រយានយន្តនិងយានយន្ត។ ផ្នែកនេះក៏រាប់បញ្ចូលផងដែរនូវសកម្មភាពរបស់ភ្នាក់ងារយកកម្រៃជើងសារដែលទាក់ទងទៅនឹងការលក់ដុំនិងលក់រាយយានយន្ត។ ក្នុងផ្នែកនេះក៏រាប់បញ្ចូលសកម្មភាព ដូចជាការលាងការសម្អាត ការប៉ូលាយានយន្តផងដែរ។ល។

ផ្នែកនេះមិនបានរាប់បញ្ចូលការលក់រាយប្រេងសាំង ផលិតផលប្រេងរំអិល ផលិតផលស្នំ ឬការជួលទោចក្រយានយន្តនិងយានយន្តនោះទេ។

ក្រុម ៤៥១ ៖ ការលក់យានយន្ត

ក្រុមនេះរាប់បញ្ចូលការលក់ដុំនិងលក់រាយយានយន្តថ្មីនិងប្រើប្រាស់រួច, ការលក់ដុំនិងលក់រាយយានយន្តសម្រាប់ជិះចូលផ្លូវពិបាកៗ (ដូចជាថយន្តហ្សឺប។ល។), ការលក់ដុំនិងលក់រាយដោយភ្នាក់ងារយកកម្រៃជើងសារ, និងការលក់ថយន្តដោយដេញថ្លៃ។

ក្រុម ៤៥២ ៖ ការថែទាំនិងការជួសជុលយានយន្ត

ក្រុមនេះរាប់បញ្ចូលការថែទាំនិងជួសជុលយានយន្ត ការជួសជុលកៅស៊ូកង់ឡាននិងពោះរៀនកង់ ការកម្ចាត់ច្រែះ ការដំឡើងគ្រឿងបន្លាស់និងគ្រឿងបន្លាស់បន្សំ ដែលមិនបានដំឡើងពីរោងចក្រ។

ក្រុម ៤៥៣ ៖ ការលក់គ្រឿងបន្លាស់យានយន្តនិងគ្រឿងបន្លាស់បន្សំ

ក្រុមនេះរាប់បញ្ចូលការលក់ដុំនិងលក់រាយរាល់គ្រឿងបន្លាស់យានយន្ត គ្រឿងបន្លាស់គ្រឿងបរិក្ខារ ឧបករណ៍ និងគ្រឿងបន្លាស់បន្សំសម្រាប់យានយន្ត។

ក្រុម ៤៥៤ ៖ ការលក់ ថែទាំ និងជួសជុលទោចក្រយានយន្ត និងគ្រឿងបន្លាស់និងគ្រឿងបន្លាស់បន្សំដែលពាក់ព័ន្ធ

ក្រុមនេះរាប់បញ្ចូលការលក់ដុំនិងលក់រាយទោចក្រយានយន្ត ដូចជា កង់មានម៉ាស៊ីន, ការលក់ដុំនិងលក់រាយគ្រឿងបន្លាស់និងគ្រឿងបន្លាស់បន្សំរបស់ទោចក្រយានយន្ត (ដោយរាប់បញ្ចូលការលក់ដោយភ្នាក់ងារយកកម្រៃជើងសារ និងកន្លែងបញ្ជាទិញតាមសារ), ហើយនិងការថែទាំនិងការជួសជុលយានយន្ត។

ជំពូក ៨ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៥ ៖ ការលក់ដុំ ការលក់រាយ និងការជួសជុលយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៥១	៤៥១០ ^(១)		ការលក់យានយន្ត
			លក់ដុំនិងរាយយានយន្តថ្មីៗ និងយានយន្តប្រើប្រាស់រួច
		៤៥១០១	លក់ដុំនិងរាយនូវយានយន្តថ្មី
		៤៥១០២	លក់ដុំនិងរាយនូវយានយន្តដែលប្រើប្រាស់រួច
		៤៥១០៣	លក់នូវយានយន្តថ្មីសម្រាប់ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ^(២)
	៤៥១០៤	លក់នូវយានយន្តប្រើរួចសម្រាប់ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម	
៤៥២	៤៥២០ ^(៣)		ការថែទាំ និងការជួសជុលយានយន្ត
			ការថែទាំ និងការជួសជុលយានយន្ត
		៤៥២០១	ការថែទាំ និងការជួសជុលយានយន្ត រួមទាំងការសណ្តោងយានយន្ត
		៤៥២០២	លាបថ្នាំ និងបាញ់ថ្នាំ។ល។
		៤៥២០៣	លាង និងប្តូរលាងយានយន្ត
		៤៥២០៤	ជួសជុលកៅអីយានយន្ត
		៤៥២០៥	ជួសជុលកង់ និងពោះរៀនកង់ការផ្លាស់ប្តូរ ឬការប៉ះពោះរៀនឆ្មាយ
៤៥២០៦	ការដំឡើងគ្រឿងបន្លាស់ និងគ្រឿងបន្លាស់បន្សំផ្សេងៗដែលមិនបានដំឡើងពីរោងចក្រ		
៤៥៣	៤៥៣០ ^(៤)		ការលក់គ្រឿងបន្លាស់យានយន្ត និងគ្រឿងបន្លាស់បន្សំ
		៤៥៣០០	ការលក់ដុំនិងលក់រាយរាល់គ្រឿងបន្លាស់យានយន្ត គ្រឿងបន្លាស់ គ្រឿងបរិក្ខារ ឧបករណ៍ និងគ្រឿងបន្លាស់បន្សំសម្រាប់យានយន្ត ^(៥)

- (១) **មិនរាប់បញ្ចូល**
 - (ក) ការលក់ដុំ និងលក់រាយគ្រឿងបន្លាស់ និងគ្រឿងបន្លាស់បន្សំសម្រាប់បំពាក់យានយន្ត (មើល ៤៥៣០០)
 - (ខ) ការជួសជុលយានយន្ត រួមទាំងអ្នកបើកបរ (មើល ៤៩២២៣)
 - (គ) ការជួសជុលរថយន្តដឹកទំនិញ រួមអ្នកបើកបរ (មើល ៤៩២៣០)
 - (ឃ) ការជួសជុលយានយន្ត រថយន្តដឹកទំនិញដោយមិនមានអ្នកបើកបរ (មើល ៧៧១០)។
- (២) **រាប់បញ្ចូល** ការលក់រថយន្តដឹកទំនិញ រថយន្តសណ្តោង ពាក់កណ្តាលសណ្តោងត្រាក់ទ័រ។ល។
- (៣) **មិនរាប់បញ្ចូល** ការអ៊ុតក្រឡាសម្បកកង់ថ្មី ឬការធ្វើសម្បកកង់រថយន្តថ្មី (មើល ២២១១០)។
- (៤) **មិនរាប់បញ្ចូល** ការលក់រាយប្រេងឥន្ធនៈយានយន្ត (មើល ៤៧៣០០)។
- (៥) **រាប់បញ្ចូល** ការលក់ដុំនិងលក់រាយកៅស៊ូកង់ពោះរៀនកង់ ក្បាលប៊ូស៊ីអាគុយ ឧបករណ៍ភ្លើង និងគ្រឿងបន្លាស់អគ្គីសនី។

ជំពូក ធ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៥ ៖ ការលក់ដុំ ការលក់រាយ និងការជួសជុលយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៥៤			ការលក់ថែទាំនិងជួសជុលទោចក្រយានយន្ត និងគ្រឿងបន្លាស់និងគ្រឿងបន្លាបំបន្សំដែលពាក់ព័ន្ធ
	៤៥៤០ ^(១)		ការលក់ថែទាំនិងជួសជុលទោចក្រយានយន្ត និងគ្រឿងបន្លាស់និងគ្រឿងបន្លាបំបន្សំដែលពាក់ព័ន្ធ
		៤៥៤០១	លក់ដុំនិងលក់រាយនូវទោចក្រយានយន្ត រួមទាំងកង់មានម៉ាស៊ីន
		៤៥៤០២	លក់ដុំនិងលក់រាយ រួមទាំងការកម្ទុំតាមសារនូវគ្រឿងបន្លាស់និងគ្រឿងបន្លាបំបន្សំទោចក្រយានយន្ត
		៤៥៤០៣	ជួសជុលនិងថែទាំទោចក្រយានយន្ត
(១)	មិនរាប់បញ្ចូល	(ក)	លក់ដុំកង់ គ្រឿងបន្លាស់ និងគ្រឿងបន្លាបំបន្សំ (មើល ៤៦៤៩១)
		(ខ)	លក់រាយកង់ គ្រឿងបន្លាស់ និងគ្រឿងបន្លាបំបន្សំ (មើល ៤៧៦៣៤)
		(គ)	ការជួសជុលទោចក្រយានយន្ត (មើល ៧៧៣០២)
		(ឃ)	ជួសជុលនិងថែទាំកង់ (មើល ៩៥២៩១)។

ផ្នែក ៤៦ ៖ អាជីវកម្មលក់ដុំ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ផ្នែកនេះរាប់បញ្ចូលអាជីវកម្មលក់ដុំដោយខ្លួនឯង ឬយកប្រាក់កម្រៃ ឬដោយផ្អែកលើ កិច្ចសន្យា (អាជីវកម្មកម្រៃជើងសារ) ដែលទាក់ទងទៅនឹងការធ្វើជំនួញលក់ដុំក្នុងស្រុក ព្រម ទាំងការធ្វើជំនួញលក់ដុំក្រៅស្រុក (ការនាំចូល/ការនាំចេញ)។

ការលក់ដុំគឺជាការលក់បន្ត (លក់ដោយមិនបំប្លែងពីទម្រង់ដើម) ទំនិញថ្មីឬទំនិញប្រើរួច ទៅឲ្យអ្នកលក់រាយ, រវាងអាជីវកម្ម ដូចជាអ្នកប្រើប្រាស់អាជីព ឬស្ថាប័ន អ្នកប្រើប្រាស់បែប ពាណិជ្ជកម្ម អ្នកប្រើប្រាស់ឧស្សាហកម្ម, ឬរួមមានការធ្វើជាភ្នាក់ងារឬឈ្នួញកណ្តាលនៅក្នុង ការទិញទំនិញឬលក់ទំនិញទៅឲ្យអ្នកប្រើប្រាស់ឬក្រុមហ៊ុន។ ប្រភេទអាជីវកម្មចម្បងរាប់ បញ្ចូលទាំងឈ្នួញលក់ទំនិញដុំ ឧ. អ្នកលក់ដុំដែលមានសិទ្ធិលើទំនិញដែលពួកគេលក់ រួម មានឈ្នួញលក់ដុំ អ្នកចែកចាយលក្ខណៈជាឧស្សាហកម្ម អ្នកនាំចូល អ្នកនាំចេញ ហើយនិង សមាគមទិញទំនិញមានលក្ខណៈសហការគ្នា, សាខាលក់និងការិយាល័យលក់ (ប៉ុន្តែមិនមែន ជាហាងលក់រាយ) ដែលស្ថិតនៅក្រោមរោងចក្រឬអង្គការពិភពលោក ដែលនៅដាច់ដោយឡែកពី រោងចក្រឬកន្លែងរុករកដែរ ដែលមានគោលដៅលក់ផលិតផល ហើយការិយាល័យទាំងនោះមិន មែនគ្រាន់តែទទួលយកការបញ្ជាទិញនិងដឹកជញ្ជូនទំនិញដោយផ្ទាល់ពីរោងចក្រឬកន្លែងដឹក រកដែរឡើយទេ។ ការលក់ដុំរាប់បញ្ចូលផងដែរនូវឈ្នួញកណ្តាលលក់ទំនិញ, ឈ្នួញទំនិញ និងភ្នាក់ងារដែលយកកម្រៃជើងសារ និងអ្នកផ្គត់ផ្គង់, អ្នកទិញនិងសមាគមទិញទំនិញមាន លក្ខណៈសហការគ្នាក្នុងការលក់ផលិតផលកសិដ្ឋាន។

ជាទូទៅអ្នកលក់ដុំ ធ្វើការផ្គត់ផ្គង់ រៀបផលិតផលតាមប្រភេទ និងចាត់ថ្នាក់គុណភាព ជារូបវន្តនូវទំនិញធំៗ, បំបែកទំនិញពីដុំធំៗ, វេចខ្ចប់ឡើងវិញជាដុំតូចៗសម្រាប់ការចែកចាយ លក់ ឧ. ឱសថ ស្តុកទុក ក្លាស្ស៊ែចែកចាយ និងដំឡើងទំនិញ, ចូលរួមក្នុងការផ្សព្វផ្សាយលក់ សម្រាប់អតិថិជនរបស់ពួកគេ និងចូលរួមក្នុងការរចនាស្លាកសញ្ញា។

ផ្នែកនេះមិនរាប់បញ្ចូលនូវការលក់ដុំយានយន្តនិងទោចក្រយានយន្ត រថយន្តវ៉ែន និង ទោចក្រយានយន្ត ព្រមទាំងគ្រឿងបន្លាស់បន្សំរបស់យានយន្តនោះទេ (មើលផ្នែក ៤៥)។ ដូច គ្នាផងដែរ វាមិនរាប់បញ្ចូលការជួលទំនិញ (មើលផ្នែក ៧៧) និងការខ្ចប់នូវទំនិញរឹងនិងការ ច្រកទំនិញរាវ ឬឧស្ម័នក្នុងដប រាប់បញ្ចូលទាំងការលាយច្របល់និងច្រោះផង សម្រាប់ភាគីទីបី (មើល ៨២៩២)។

ក្រុម ៤៦១ ៖ ការលក់ដុំដោយទទួលប្រាក់កម្រៃឬផ្អែកលើកិច្ចសន្យា

ក្រុមនេះរាប់បញ្ចូលសកម្មភាពរបស់ភ្នាក់ងារទទួលកម្រៃដើងសារ ឈ្នួលលក់ទំនិញបន្ត និងអ្នកលក់ដុំផ្សេងៗទៀត ដែលធ្វើពាណិជ្ជកម្មជំនួសអ្នកដទៃ, សកម្មភាពទាំងអស់របស់អ្នកដែលពាក់ព័ន្ធក្នុងការនាំឱ្យអ្នកលក់និងអ្នកទិញជួបគ្នា ឬធ្វើប្រតិបត្តិការពាណិជ្ជកម្មជំនួសម្ចាស់ដើម ដោយរួមមានតាមប្រពន្ធអ៊ីនធឺណែត, ភ្នាក់ងារដែលពាក់ព័ន្ធក្នុងការលក់វត្ថុធាតុដើមកសិកម្មសត្វរស់ វត្ថុធាតុដើមវាយនភណ្ឌ និងផលិតផលពាក់កណ្តាលសម្រេច, លក់ប្រេងឥន្ធនៈ រ៉ែ លោហៈធាតុ និងសារធាតុគីមីសម្រាប់ឧស្សាហកម្ម ដែលរួមមានដី, លក់អាហារ ភេសជ្ជៈ និងថ្នាំជក់ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់រោមសត្វនិងផលិតផលពាក់នៅដើងនិងទំនិញធ្វើអំពីស្បែកសត្វ, លក់ឈើហុប និងគ្រឿងសំណង់, លក់គ្រឿងម៉ាស៊ីនរួមមានគ្រឿងម៉ាស៊ីនការិយាល័យនិងកុំព្យូទ័រ បរិក្ខារឧស្សាហកម្ម កប៉ាល់និងយន្តហោះ, លក់គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈរឹង។ សកម្មភាពនានាដែលរួមមានកន្លែងលក់ដុំតាមការដេញថ្លៃ ក៏ត្រូវបានរួមបញ្ចូលផងដែរ។

ក្រុម ៤៦២ ៖ ការលក់ដុំវត្ថុធាតុដើមកសិកម្មនិងសត្វរស់

ក្រុមនេះរាប់បញ្ចូលការលក់ដុំគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ ការលក់ដុំផ្លែឈើដែលសម្បូរជាតិប្រេង ការលក់ដុំផ្កានិងរុក្ខជាតិ ការលក់ដុំផលិតផលថ្នាំជក់មិនទាន់កែច្នៃ ការលក់ដុំសត្វរស់ ការលក់ដុំផលិតផលស្បែក ការលក់ដុំស្បែកសត្វ និងការលក់ដុំវត្ថុធាតុដើមកសិកម្មកាកសំណល់កសិកម្មនិងផលិតផលបន្ទាប់បន្សំកសិកម្ម ដើម្បីយកធ្វើចំណីសត្វ។

ក្រុម ៤៦៣ ៖ ការលក់ដុំអាហារភេសជ្ជៈនិងថ្នាំជក់

ក្រុមនេះរាប់បញ្ចូលការលក់ដុំផ្លែឈើនិងបន្លែ, ការលក់ដុំផលិតផលធ្វើពីទឹកដោះគោ, ការលក់ដុំស៊ីតនិងផលិតផលធ្វើពីស៊ីត, ការលក់ដុំប្រេងនិងខ្លាញ់ដែលបរិភោគបានមានប្រភពមកពីសត្វឬបន្លែ, ការលក់ដុំនូវសាច់និងផលិតផលធ្វើពីសាច់, ការលក់ដុំផលិតផលធ្វើពីត្រី, ការលក់ដុំស្ករស ស្ករក្រហម ស្ករគ្រាប់, ការលក់ដុំផលិតផលនំប៉័ង, ការលក់ដុំភេសជ្ជៈ, ការលក់ដុំកាហ្វេ តែកាហ្វេ និងគ្រឿងផ្សំ, និងការលក់ដុំផលិតផលថ្នាំជក់។ ថ្នាក់នេះរាប់បញ្ចូលផងដែរនូវការទិញស្រាចំនួនច្រើន និងការច្រកក្នុងដបដោយមិនបំប្លែងពីទម្រង់ដើម និងការលក់ដុំចំណីសម្រាប់សត្វចិញ្ចឹម។

ក្រុម ៤៦៤ ៖ ការលក់ដុំនូវទំនិញប្រើប្រាស់ក្នុងផ្ទះ

ក្រុមនេះរាប់បញ្ចូល ការលក់ដុំនូវទំនិញប្រើប្រាស់ក្នុងផ្ទះ រួមមាន ផលិតផលវាយនភណ្ឌ។

ក្រុម ៤៦៥ ៖ ការលក់ដុំគ្រឿងម៉ាស៊ីន ឧបករណ៍ និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗ

ក្រុមនេះរាប់បញ្ចូលការលក់ដុំកុំព្យូទ័រ ឧបករណ៍ទូរគមនាគមន៍ គ្រឿងម៉ាស៊ីនឯកទេស គ្រប់ប្រភេទសម្រាប់គ្រប់ឧស្សាហកម្ម និងគ្រឿងម៉ាស៊ីនផ្សេងៗប្រើប្រាស់ក្នុងគោលដៅទូទៅ។

ក្រុម ៤៦៦ ៖ ការលក់ដុំឯកទេសផ្សេងៗ

ក្រុមនេះរាប់បញ្ចូលសកម្មភាពអ្នកលក់ដុំឯកទេសផ្សេងៗទៀតមិនបានចាត់ទៅក្នុង ក្រុមដទៃទៀតនៅក្នុងផ្នែកនេះ។ ក្រុមនេះរាប់បញ្ចូលផងដែរនូវការលក់ដុំផលិតផលពាក់ កណ្តាលសម្រេច លើកលែងតែផលិតផលកសិកម្មផ្សេងៗទៀត និងផលិតផលដែលមិនមែន សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។

ក្រុម ៤៦៩ ៖ ជំនួញលក់ដុំដោយមិនមានឯកទេស

ក្រុមនេះរួមបញ្ចូល ការលក់ដុំទំនិញផ្សេងៗ ដោយគ្មានឯកទេសជាក់លាក់។

ជំពូក ឆ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៦ ៖ អាជីវកម្មលក់ដុំ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៦១			ការលក់ដុំដោយទទួលប្រាក់កម្រៃ ឬផ្អែកលើកិច្ចសន្យា
		៤៦១០ ^(១)	ការលក់ដុំដោយទទួលប្រាក់កម្រៃ ឬផ្អែកលើកិច្ចសន្យា
		៤៦១០០	ការលក់ដុំដោយទទួលប្រាក់កម្រៃ ឬផ្អែកលើកិច្ចសន្យា
៤៦២			ការលក់ដុំវត្ថុធាតុដើមកសិកម្មនិងសត្វរស់
		៤៦២០ ^(២)	ការលក់ដុំវត្ថុធាតុដើម និងសត្វ ៨៩៣
		៤៦២០១	លក់ដុំជ័រកៅស៊ូ
		៤៦២០២	លក់ដុំប្រេងដូង
		៤៦២០៣	លក់ដុំឈើ
		៤៦២០៤	លក់ដុំផ្កានិងរុក្ខជាតិ
		៤៦២០៥	លក់ដុំសត្វ
		៤៦២០៩	លក់ដុំផលិតផលកសិកម្មផ្សេងទៀត

- (១) **មិនរាប់បញ្ចូល** (ក) អាជីវកម្មលក់ដុំផ្ទាល់ខ្លួន (មើលពី ៤៦២ ដល់ ៤៦៩)
 (ខ) សកម្មភាពរបស់ភ្នាក់ងារសេវាធានារ៉ាប់រង (មើល ៦៦២២១)
 (គ) សកម្មភាពរបស់ភ្នាក់ងារអចលនទ្រព្យ (មើល ៦៨២០១)។
- (២) **មិនរាប់បញ្ចូល** លក់ដុំសរសៃអំបោះវាយនភណ្ឌ (មើល ៤៦៦៩៥)។

ជំពូក ធ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៦ ៖ អាជីវកម្មលក់ដុំ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៦៣			ការលក់ដុំអាហារភេសជ្ជៈនិងថ្នាំជក់
	៤៦៣១		ការលក់ដុំសាច់ត្រី ផ្លែឈើ និងបន្លែ
		៤៦៣១១	ការលក់ដុំសាច់ បក្សី និងស៊ុត
		៤៦៣១២	ការលក់ដុំត្រី និងគ្រឿងសមុទ្រ
		៤៦៣១៣	ការលក់ដុំផ្លែឈើ
		៤៦៣១៤	ការលក់ដុំបន្លែ
	៤៦៣២		ការលក់ដុំអាហារ ភេសជ្ជៈ និងថ្នាំជក់ដទៃទៀត
		៤៦៣២១	ការលក់ដុំស្រូវអង្ករ គ្រាប់ធញ្ញាជាតិ ម្សៅមី និងស្ករ
		៤៦៣២២	ការលក់ដុំផលិតផលដែលធ្វើពីទឹកដោះគោ
		៤៦៣២៣	ការលក់ដុំផលិតផលផ្អែម (នំ ស្ករគ្រាប់)
		៤៦៣២៤	ការលក់ដុំនំ នំប៉័ង និងបណ្តាលផលិតផលនំប៉័ង
		៤៦៣២៥	ការលក់ដុំកាហ្វេ តែ កាកាវនិងភេសជ្ជៈផ្សេងទៀត
		៤៦៣២៦	ការលក់ដុំស្រាបៀរ ស្រាក្រហមនិងស្រា ^(១)
		៤៦៣២៧	លក់ដុំថ្នាំជក់ បារី និងស៊ីហ្គារ៉ា
		៤៦៣២៩	លក់ដុំនូវអាហារគ្រប់ប្រភេទ ^(២)

(១) **មិនរាប់បញ្ចូល** ការលាយស្រា (មើល ១១០២) ឬស្រាបិត(មើល ១១០១០)។
 (២) **រាប់បញ្ចូល** មី ស្បែក និងផលិតផលពាក់ព័ន្ធ ប្រេងចម្អិន ម្ហូបកំប៉ុង គ្រឿងផ្សំ។ល។

ជំពូក ៨ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៦ ៖ អាជីវកម្មលក់ដុំ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៦៤			ការលក់ដុំទំនិញប្រើប្រាស់ក្នុងផ្ទះ
	៤៦៤១ ^(១)		ការលក់ដុំផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលសម្រាប់ពាក់នឹងជើង
		៤៦៤១១	ការលក់ដុំអំបោះនិងក្រណាត់
		៤៦៤១២	ការលក់ដុំក្រណាត់ឡែន កន្សែងពោះគោ និងភួយ ។ល។
		៤៦៤១៣	ការលក់ដុំសម្លៀកបំពាក់ និងគ្រឿងបន្លាស់បន្សំ ^(២)
		៤៦៤១៤	ការលក់ដុំផលិតផលសម្រាប់ពាក់នឹងជើង
		៤៦៤១៩	ការលក់ដុំផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ^(៣)
	៤៦៤៣		ការលក់ដុំផលិតផលឱសថ និងផលិតផលប្រើក្នុងបន្ទប់ទឹក
		៤៦៤៣១	ការលក់ដុំផលិតផលឱសថ និងផលិតផលសុខាភិបាល
		៤៦៤៣២	ការលក់ដុំទឹកអប់ គ្រឿងសម្លាង និងសាប៊ូ
	៤៦៤៤		ការលក់ដុំសម្ភារៈកីឡា ល្បែងលេង ស្បែក និងផលិតផលសម្រាប់ការធ្វើដំណើរ និងឧបករណ៍ភ្លេង
		៤៦៤៤១	ការលក់ដុំកង់ គ្រឿងបន្លាស់កង់ និងគ្រឿងបន្លាស់បន្សំ
		៤៦៤៤២	ការលក់ដុំផលិតផលរូបថត និងផលិតផលអុបតិច ^(៤)
		៤៦៤៤៣	ការលក់ដុំផលិតផលស្បែក និងសម្ភារៈសម្រាប់ធ្វើដំណើរ ^(៥)
		៤៦៤៤៤	ការលក់ដុំឧបករណ៍តន្ត្រី ល្បែងលេង ប្រដាប់ភ្លេងលេង និងសម្ភារៈកីឡា ^(៦)
	៤៦៤៥		ការលក់ដុំផលិតផលសិប្បកម្ម នាឡិកាដៃ នាឡិកា និងគ្រឿងអលង្ការ
		៤៦៤៥១	ការលក់ដុំផ្កាសិប្បនិម្មិត និងផលិតផលសិប្បកម្ម
		៤៦៤៥២	លក់ដុំផ្កា និងដើមឈើដែលកាត់ចេញពីដើម
		៤៦៤៥៣	លក់ដុំនាឡិកាដៃ នាឡិកា និងគ្រឿងអលង្ការ

- (១) **មិនរាប់បញ្ចូល** (ក) លក់ដុំគ្រឿងអលង្ការ (មើល ៤៦៤៤៥) និងផលិតផលស្បែក (មើល ៤៦៤៤៤)
- (ខ) លក់ដុំសរសៃអំបោះវាយនភណ្ឌ (មើល ៤៦៦៩៥)។
- (២) **រាប់បញ្ចូល** សម្លៀកបំពាក់កីឡា ស្រោមដៃ ក្រវ៉ាត់ករ និងខ្សែរឹត។
- (៣) **រាប់បញ្ចូល** (ក) លក់ដុំផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលពាក់នឹងជើង
- (ខ) លក់ដុំឆ័ត្រ
- (គ) លក់ដុំម្ជុលដេរខ្សែអំបោះដេរ។ល។
- មិនរាប់បញ្ចូល** ការលក់ដុំកម្ទេចកំទីនិងកាក់សំណល់សរសៃវាយនភណ្ឌ (មើល ៤៦៦៤៤)។
- (៤) **រាប់បញ្ចូល** វ៉ែនតាការពារពន្លឺព្រះអាទិត្យ កែវយឺត កែវពង្រីក។ល។
- (៥) **មិនរាប់បញ្ចូល** ការលក់ដុំស្បែកជើង (មើល ៤៦៤១៤)។
- (៦) **មិនរាប់បញ្ចូល** លក់ដុំកង់ លក់គ្រឿងបន្លាស់ និងគ្រឿងបន្លាស់បន្សំ។

ជំពូក ៨ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៦ ៖ អាជីវកម្មលក់ដុំ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៤៦៤៩ ^(១)		ការលក់ដុំសម្ភារៈប្រើប្រាស់ក្នុងផ្ទះដទៃទៀត
		៤៦៤៩១	ការលក់ដុំគ្រឿងសង្ហារឹមប្រើប្រាស់ក្នុងផ្ទះ
		៤៦៤៩២	ការលក់ដុំគ្រឿងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ
		៤៦៤៩៣	ការលក់ដុំសម្ភារៈការិយាល័យ សៀវភៅ ទស្សនារដ្ឋី កាសែត
		៤៦៤៩៩	ការលក់ដុំនិងរាយគ្រឿងប្រើប្រាស់ក្នុងផ្ទះ ^(២)
៤៦៥			ការលក់ដុំគ្រឿងម៉ាស៊ីនឧបករណ៍និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗ
	៤៦៥១ ^(៣)		លក់ដុំកុំព្យូទ័រសម្ភារៈបន្ទាប់បន្សំកុំព្យូទ័រនិងកម្មវិធី
		៤៦៥១០	ការលក់ដុំកុំព្យូទ័រ សម្ភារៈបន្ទាប់បន្សំកុំព្យូទ័រ និងកម្មវិធី
	៤៦៥២ ^(៤)		ការលក់ដុំឧបករណ៍ទូរគមនាគមន៍ គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់
		៤៦៥២១	ការលក់ដុំទូរស័ព្ទ និងឧបករណ៍ទូរគមនាគមន៍រួមទាំងទូរស័ព្ទដៃ។ល។
		៤៦៥២២	ការលក់ដុំខ្សែអាត់ទទេ ឌីសផ្ទុកទិន្នន័យស៊ីឌី និងវីស៊ីឌី
		៤៦៥២៩	ការលក់ដុំ ឧបករណ៍អេឡិចត្រូនិចដទៃទៀត ^(៥)
(១)	រាប់បញ្ចូល	(ក)	លក់ដុំស៊ីឌី វីស៊ីឌី កាសែតដែលថតបញ្ចូលរួច
		(ខ)	លក់ដុំស៊ីឌី វីស៊ីឌី កាសែតដែលមិនទាន់ថតបញ្ចូលរួច
		(គ)	លក់ដុំឧបករណ៍ផ្សាយសម្រាប់វិទ្យុ និងទូរទស្សន៍។
	មិនរាប់បញ្ចូល		លក់ដុំគ្រឿងសង្ហារឹមការិយាល័យ (មើល ៤៦៤៩២)។
(២)	រាប់បញ្ចូល	(ក)	ឧបករណ៍វិទ្យុ និងទូរទស្សន៍
		(ខ)	ម៉ាស៊ីនថតសម្លេង និងវីឌីអូ និងម៉ាស៊ីនចាក់ស៊ីឌី និងវីស៊ីឌី
		(គ)	ប្រដាប់លេងវីឌីអូហ្គេម
		(ឃ)	ឧបករណ៍បំភ្លឺ
		(ង)	គ្រឿងកែវ ចាន និងសម្ភារៈរៀបចំហូបអាហារ។
(៣)	មិនរាប់បញ្ចូល	(ក)	លក់ដុំគ្រឿងបន្លាស់អេឡិចត្រូនិច (មើល ៤៦៥២)
		(ខ)	លក់ដុំឧបករណ៍ និងគ្រឿងម៉ាស៊ីនប្រើក្នុងការិយាល័យ (លើកលែងតែកុំព្យូទ័រ និងឧបករណ៍បន្ទាប់បន្សំ) (មើល ៤៦៥៩១)។
(៤)	មិនរាប់បញ្ចូល	(ក)	លក់ដុំស៊ីឌី វីស៊ីឌី កាសែតដែលថតបញ្ចូលរួច (មើល ៤៦៤៩៩)
		(ខ)	លក់ដុំគ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ (មើល ៤៦៤៩៩)
		(គ)	លក់ដុំកុំព្យូទ័រ និងឧបករណ៍បន្ទាប់បន្សំកុំព្យូទ័រ (មើល ៤៦៥១០)។
(៥)	រាប់បញ្ចូល		បន្ទះមីក្រូឈីប និងសៀគ្វី។

ជំពូក ឆ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៦ ៖ អាជីវកម្មលក់ដុំ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៤៦៥៣ ^(១)		ការលក់ដុំគ្រឿងម៉ាស៊ីនឧបករណ៍ និងបរិក្ខារផ្គត់ផ្គង់កសិកម្ម
		៤៦៥៣១	ការលក់ដុំគ្រឿងម៉ាស៊ីន ឧបករណ៍ និងបរិក្ខារផ្គត់ផ្គង់កសិកម្ម ^(២)
	៤៦៥៩ ^(៣)		ការលក់ដុំគ្រឿងម៉ាស៊ីន និងឧបករណ៍ផ្សេងៗទៀត
		៤៦៥៩១	ការលក់ដុំម៉ាស៊ីនប្រើក្នុងការិយាល័យ និងឧបករណ៍សម្រាប់អាជីវកម្ម លើកលែងតែលក់ដុំកុំព្យូទ័រនិងឧបករណ៍បន្ទាប់បន្សំកុំព្យូទ័រ
		៤៦៥៩២	ការលក់ដុំគ្រឿងសង្ហារឹមការិយាល័យ
		៤៦៥៩៩	ការលក់ដុំម៉ាស៊ីនផ្សេងៗសម្រាប់ប្រើប្រាស់នៅក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងប្រព័ន្ធបង្ហាញផ្លូវ ព្រមទាំងសេវាកម្មផ្សេងៗ ^(៤)
(១)	មិនរាប់បញ្ចូល		លក់យានយន្តសម្រាប់ឧស្សាហកម្មពាណិជ្ជកម្មនិងកសិកម្ម។
(២)	រាប់បញ្ចូល		លក់ដុំដួល ឧបករណ៍បាច់ដីធម្មជាតិ ឧបករណ៍ដាក់គ្រាប់ពូជម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនបោកម៉ាស៊ីនបែនស្រូវ ម៉ាស៊ីនថែរក្សាបក្សី ម៉ាស៊ីនថែរក្សាឃ្មុំ។
(៣)	មិនរាប់បញ្ចូល	(ក)	លក់ដុំយានយន្ត រ៉ឺម៉កសណ្តោង រថយន្តរ៉ឺន (មើល ៤៥១០)
		(ខ)	លក់ដុំគ្រឿងបន្លាស់យានយន្ត (មើល ៤៥៣០០)
		(គ)	លក់ដុំទោចក្រយានយន្ត (មើល ៤៥៤០)
		(ឃ)	លក់ដុំកង់ (មើល ៤៦៤៥១)
		(ង)	លក់ដុំកុំព្យូទ័រនិងគ្រឿងបន្ទាប់បន្សំកុំព្យូទ័រ (មើល ៤៦៥១០)
		(ច)	លក់ដុំគ្រឿងបន្លាស់អេឡិចត្រូនិច ទូរស័ព្ទ ឧបករណ៍ទំនាក់ទំនង (មើល ៤៦៥២)។
(៤)	រាប់បញ្ចូល	(ក)	លក់ដុំជណ្តើរយន្ត ជណ្តើរយោង ម៉ាស៊ីនត្រជាក់ ឧបករណ៍ពន្លត់អគ្គីភ័យ និង ឧបករណ៍សន្តិសុខ
		(ខ)	លក់ដុំឧបករណ៍សម្រាប់យន្តហោះនាវា និងគ្រឿងបន្ទាប់បន្សំ និងឧបករណ៍ ដឹកជញ្ជូនផ្សេងៗទៀត។

ជំពូក ឆ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៦ ៖ អាជីវកម្មលក់ដុំ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៦៦			ការលក់ដុំឯកទេសផ្សេងៗ
	៤៦៦១		ការលក់ដុំផលិតផលឥន្ធនៈរឹង រាវ និងឧស្ម័ន និងផលិតផលពាក់ព័ន្ធ
		៤៦៦១១	ការលក់ដុំប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងរ៉ែអិល ។ល។
		៤៦៦១២	ការលក់ដុំឧស្ម័នឥន្ធនៈរាវ
		៤៦៦១៩	ការលក់ដុំផលិតផលឥន្ធនៈរឹង រាវ និងឧស្ម័ន និងផលិតផលពាក់ព័ន្ធ ^(១)
	៤៦៦២ ^(២)		ការលក់ដុំលោហៈធាតុ និងរ៉ែលោហៈធាតុ
		៤៦៦២០	ការលក់ដុំផលិតផល និងរ៉ែលោហៈធាតុពាក់កណ្តាលសម្រេចដែលមានជាតិដែក និងគ្មានជាតិដែក
	៤៦៦៣		ការលក់ដុំសម្ភារៈសំណង់ សម្ភារៈរឹងឧបករណ៍និងបរិក្ខារប្រព័ន្ធទឹក និងប្រព័ន្ធកំដៅ
		៤៦៦៣១	ការលក់ដុំឈើហុប ឈើអារ ក្តារបន្ទះ បន្ទះក្តារស្តើងនិងផលិតផលពាក់ព័ន្ធ
		៤៦៦៣២	ការលក់ដុំថ្នាំលាប និងថ្នាំលាបឈើឲ្យរលោង
		៤៦៦៣៣	ការលក់ដុំឧបករណ៍ និងសម្ភារៈសំណង់ ^(៣)
		៤៦៦៣៤	ការលក់ដុំគ្រឿងសម្រាប់បន្ថែមភ្ជាប់លើអាគារ ឬសង្ហារឹម
		៤៦៦៣៥	ការលក់ដុំម៉ាស៊ីនទឹកក្តៅ និងឧបករណ៍អនាម័យ និងម៉ាស៊ីនកម្តៅទឹក ^(៤)
(១)	រាប់បញ្ចូល		លក់ដុំផ្ទូងដុត ផ្ទូងថ្ម អុស ឈើដុតបំប្លែងជាឥន្ធនៈ ប្រេងចំហេះ ខ្លាញ់ចំហេះ។
(២)	មិនរាប់បញ្ចូល		លក់ដុំកម្ទេចកំទីដែក (មើល ៤៦៦៥១)។
(៣)	រាប់បញ្ចូល	(ក)	លក់ដុំសម្ភារៈសំណង់ ដូចជាខ្សាច់ ថ្មក្រាល ស៊ីម៉ង់ ថ្ម បាយអរ
		(ខ)	លក់ដុំក្រដាសបិតជញ្ជាំង កញ្ចក់រាប និងកម្រាល។
(៤)	មិនរាប់បញ្ចូល		លក់ដុំសម្ភារៈបន្ទប់ទឹក អាងទឹកលុបមុខ បង្គន់ សម្ភារៈអនាម័យធ្វើពីព័រស៊ីឡែន បំពង់ ទុយោ ប្រដាប់បំពាក់លើអាគារឬសង្ហារឹមក្បាលរ៉ូប៊ីនេ មុខតំណរ ទុយោជ័រ។ល។

ជំពូក ឆ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៦ ៖ អាជីវកម្មលក់ដុំ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៦៦			ការលក់ដុំឯកទេសផ្សេងៗ
	៤៦៦៤		ការលក់ដុំផលិតផលគីមី និងសារធាតុគីមី
		៤៦៦៤១	ការលក់ដុំសារធាតុគីមីសម្រាប់ឧស្សាហកម្ម ^(១)
		៤៦៦៤២	ការលក់ដុំដី និងផលិតផលគីមីកសិកម្ម
		៤៦៦៤៣	ការលក់ដុំសម្ភារៈធ្វើពីប្លាស្ទិកមិនទាន់កែច្នៃ
		៤៦៦៤៤	ការលក់ដុំសរសៃអំបោះវាយនភ័ណ្ឌ។ល។
		៤៦៦៤៥	ការលក់ដុំក្រដាសក្នុងចំនួនច្រើន និងសម្ភារៈវេចខ្ចប់
	៤៦៦៥ ^(២)		ការលក់ដុំកាកសំណល់ និងកំទេចកម្ចី
		៤៦៦៥១	លក់ដុំកាកសំណល់ និងកំទេចកម្ចី ^(៣)
		៤៦៦៥២	ការរុះកម្ទេចរថយន្ត កុំព្យូទ័រ ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀតដើម្បីយក និងលក់បន្តនូវផ្នែកណាមួយដែលប្រើប្រាស់បាន ^(៤)
		៤៦៦៥៩	ការលក់ដុំកម្ទេចកំទី កាកសំណល់ និងផលិតផលផ្សេងៗ
៤៦៩			ជំនួញលក់ដុំដោយមិនមានឯកទេស
	៤៦៩០		ជំនួញលក់ដុំមិនមានឯកទេស(ការលក់ដុំទំនិញច្រើនប្រភេទដោយមិនមានឯកទេសណាមួយ)
		៤៦៩០០	ការលក់ដុំសម្រាប់ទំនិញទូទៅការលក់ដុំទំនិញច្រើនប្រភេទដោយមិនមានឯកទេសណាមួយ

- (១) **រាប់បញ្ចូល** លក់ដុំលក់ ទឹកថ្នាំបោះពុម្ព ប្រេងចាំចាច់ ឧស្ម័នឧស្សាហកម្ម ការគីមី សារធាតុធ្វើពណ៌ ជ័រទឹកសំយោគ មេតាណុល ជ័រចំហោះ មេក្លិន មេសជាតិ សូដា អំបិលឧស្សាហកម្ម អាស៊ីត និងស៊ុលផួរ ម្សៅដុំឡូងមិនមែនផលិតពីវត្ថុធាតុដើម។ល។
- (២) **មិនរាប់បញ្ចូល**
 - (ក) ការប្រមូលកាកសំណល់តាមគ្រួសារនិងឧស្សាហកម្ម (មើល ៣៨១)
 - (ខ) ការកែច្នៃសំរាម មិនមែនសម្រាប់ការយកទៅប្រើបន្តនៅក្នុងដំណើរការឧស្សាហកម្ម ប៉ុន្តែដើម្បីយកទៅបញ្ចេញចោល (មើល ៣៨២)
 - (គ) ការកែច្នៃកាកសំណល់និងកម្ទេចកម្ចី និងវត្ថុធាតុផ្សេងទៀតឲ្យក្លាយទៅជាវត្ថុធាតុដើមបន្ទាប់បន្សំ នៅពេលដែលតម្រូវឲ្យមានដំណើរការបំប្លែងពិតប្រាកដ (វត្ថុធាតុដើមបន្ទាប់បន្សំដែលចេញមក គឺសមស្របសម្រាប់ការប្រើនៅក្នុងដំណើរការផលិតកម្មឧស្សាហកម្ម ប៉ុន្តែវាមិនមែនជាផលិតផលសម្រេចនេះទេ) (មើល ៣៨៣០)
 - (ឃ) ការរុះកម្ទេចរថយន្ត កុំព្យូទ័រ ទូរទស្សន៍ និងឧបករណ៍ផ្សេងៗដើម្បីទាញយកគ្រឿងដែលអាចប្រើបាន (មើល ៣៨៣០០)
 - (ង) ការជ្រៀករថយន្តដោយដំណើរការមេកានិច (មើល ៣៨៣០០)
 - (ច) ការបំបែកនាវា (មើល ៣៨៣០០)
 - (ឆ) ការលក់រាយទំនិញដុះ (មើល៤៧៧៤)។
- (៣) **រាប់បញ្ចូល** ប្រមូលទុក ញែក ស្តុក និងចែកចាយ ប៉ុន្តែមិនមានដំណើរការបំប្លែងពិតប្រាកដ។
- (៤) **មិនរាប់បញ្ចូល** ការរុះកម្ទេចរថយន្ត កុំព្យូទ័រ ទូរទស្សន៍ និងឧបករណ៍ផ្សេងៗដើម្បីទាញយកសម្ភារៈ។

ផ្នែក៤៧ ៖ អាជីវកម្មលក់រាយ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ផ្នែកនេះរាប់បញ្ចូលការលក់បន្ត (លក់ដោយគ្មានបំបែកទម្រង់ដើម) នៃផលិតផលថ្មី និងផលិតផលប្រើប្រាស់រួច ទៅឲ្យសាធារណជន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬក្នុងគ្រួសារ ឬ តាមហាងលក់ទំនិញ អគារលក់ទំនិញ តូបលក់ទំនិញ កន្លែងបញ្ជាទិញតាមសារ អ្នកដើរលក់ រាយ និងអ្នកប្រើប្រាស់ជាក្រុម។ល។

អាជីវកម្មលក់រាយគឺត្រូវបានចាត់ថ្នាក់ជាសំខាន់តាមប្រភេទនៃទីតាំងលក់ (អាជីវកម្ម លក់រាយនៅក្នុងហាង (ពីក្រុម ៤៧១ ដល់ ៤៧៧), អាជីវកម្មលក់រាយមិននៅក្នុងហាង (ពីក្រុម ៤៧៨ ដល់ ៤៧៩)។ អាជីវកម្មលក់រាយនៅក្នុងហាងរាប់បញ្ចូលការលក់រាយទំនិញប្រើប្រាស់ រួច (ថ្នាក់រង ៤៧៧៤)។ សម្រាប់ការលក់រាយនៅក្នុងហាង វាមានភាពខុសគ្នាឆ្ងាយរវាងការ លក់រាយឯកទេស (ក្រុម ៤៧២ ដល់ ៤៧៧) និងការលក់រាយមិនឯកទេស (ក្រុម ៤៧១)។ ក្រុមខាងលើគឺត្រូវបានបែងចែកបន្តទៀត ទៅតាមក្រុមផលិតផលដែលបានលក់។ ការលក់ មិនឆ្លងតាមរយៈហាងគឺត្រូវបានបែងចែកបន្តទៀត ដោយយោងទៅលើទម្រង់នៃអាជីវកម្ម ដូច ជាការលក់រាយនៅតាមតូបនិងលក់នៅតាមទីផ្សារ (ក្រុម ៤៧៨) ហើយការលក់រាយមិនតាម ហាងផ្សេងៗទៀតដូចជាការលក់តាមការផ្ញើសារ ការលក់ដល់ផ្ទះ ការលក់តាមម៉ាស៊ីនលក់ រាយ ។ល។ (ក្រុម ៤៧៩)។

ទំនិញដែលលក់នៅក្នុងផ្នែកនេះគឺត្រូវបានកម្រិតត្រឹមទំនិញធម្មតាសម្រាប់អ្នកប្រើ ប្រាស់ ឬទំនិញលក់រាយ។ ហេតុដូច្នេះនេះ ទំនិញដែលជាធម្មតាមិនត្រូវបានចាត់ចូលក្នុងអាជីវ កម្មលក់រាយ ដូចជាគ្រាប់ធញ្ញជាតិ រ៉ែ គ្រឿងម៉ាស៊ីនឧស្សាហកម្មផ្សេងៗទៀតមិនត្រូវបានរាប់ បញ្ចូលទេ។ ផ្នែកនេះរាប់បញ្ចូលអង្គភាពដែលពាក់ព័ន្ធក្នុងការលក់ទៅឲ្យសាធារណជន តាម ការដាក់តាំងបង្ហាញទំនិញផលិតផល ដូចជាកុំព្យូទ័រ សម្ភារៈប្រើប្រាស់ការិយាល័យ ផ្ទាល់បឋម ឈើ បើទោះបីជាការលក់ទាំងនេះមិនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬក្នុងគ្រួសារក៏ដោយ។ ផ្នែក នេះក៏អាចរួមមានការកែច្នៃទំនិញ ប៉ុន្តែវាត្រឹមតែជាផ្នែកអមដល់ការលក់ ដូចជាការញែក ការ រេចខ្ទប់ទំនិញឡើងវិញ ការដំឡើងនូវប្រដាប់ប្រដាផលិតផលប្រើក្នុងផ្ទះផ្សេងៗទៀត។

ផ្នែកនេះរាប់បញ្ចូលផងដែរការលក់រាយតាមភ្នាក់ងារទទួលកម្រៃជើងសារ និងសកម្ម ភាពកន្លែងលក់ដេញថ្លៃ។

ផ្នែកនេះមិនរាប់បញ្ចូលកសិផលដែលលក់ដោយកសិករ (មើលផ្នែក ០១), ការផលិត និងការលក់ទំនិញ ដែលត្រូវបានចូលទៅក្នុងការផលិតនៅក្នុងផ្នែក ១០ ដល់ ៣២, ការលក់ យានយន្ត ទោចក្រយានយន្ត និងគ្រឿងបន្លាស់ (មើលផ្នែក ៤៥), ការជួញដូរគ្រាប់ធញ្ញជាតិ រ៉ែ

ប្រេងនៅ គឺមីឧស្សាហកម្មដែកនិងដែកថែប និងឧបករណ៍និងគ្រឿងយន្តឧស្សាហកម្ម (មើលផ្នែក ៤៦), ការលក់អាហារនិងភេសជ្ជៈសម្រាប់បរិភោគនៅនឹងកន្លែង និងខ្ទប់យកទៅឆ្ងាយ (មើលផ្នែក ៥៦), និងការជួលទំនិញសម្រាប់ប្រើផ្ទាល់ខ្លួន និងនៅក្នុងផ្ទះឲ្យទៅសាធារណជន (មើល ៧៧២)។

ក្រុម ៤៧១ ៖ ការលក់រាយនៅក្នុងហាងដែលមិនឯកទេស

ក្រុមនេះរាប់បញ្ចូលការលក់រាយនូវស្រទ្រាយផលិតផលមួយចំនួននៅក្នុងកន្លែងតែមួយ (ហាងមិនឯកទេស) ដូចជាផ្សារទំនើប ឬហាងទំនើបលក់ទំនិញធំៗ។

ក្រុម ៤៧២ ៖ ការលក់រាយអាហារភេសជ្ជៈនិងថ្នាំជក់នៅក្នុងហាងឯកទេស

ក្រុមនេះរាប់បញ្ចូលការលក់រាយនៅក្នុងហាងដែលមានឯកទេសលក់ផលិតផលអាហារភេសជ្ជៈឬថ្នាំជក់។

ក្រុម ៤៧៣ ៖ ការលក់រាយប្រេងឥន្ធនៈយានយន្តនៅក្នុងហាងឯកទេស

ក្រុមនេះរាប់បញ្ចូលការលក់រាយនូវប្រេងឥន្ធនៈសម្រាប់យានយន្តនិងទោចក្រយានយន្ត ហើយនិងការលក់រាយផលិតផលប្រេងរំអិល និងផលិតផលស្នំយានយន្ត។

ក្រុម ៤៧៤ ៖ ការលក់រាយឧបករណ៍ផ្នែកព័ត៌មាន និងទំនាក់ទំនងនៅក្នុងហាងឯកទេស

ក្រុមនេះរាប់បញ្ចូលការលក់រាយឧបករណ៍ផ្នែកព័ត៌មាននិងទំនាក់ទំនង ដូចជាកុំព្យូទ័រ និងគ្រឿងបន្លាស់បន្សំ ឧបករណ៍ទូរគមនាគមន៍ និងគ្រឿងអេឡិចត្រូនិច សម្រាប់អ្នកប្រើប្រាស់ដែលលក់ដោយហាងឯកទេស។

ក្រុម ៤៧៥ ៖ ការលក់រាយឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារផ្សេងៗក្នុងហាងឯកទេស

ក្រុមនេះរាប់បញ្ចូលការលក់រាយឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារដូចជាផលិតផលវាយនភណ្ឌ ផលិតផលផ្នែករឹង កម្រាលព្រំគ្រឿងអេឡិចត្រូនិច ឬគ្រឿងសង្ហារឹមដែលមានលក់នៅក្នុងហាងឯកទេស។

ក្រុម ៤៧៦ ៖ ការលក់រាយទំនិញវប្បធម៌ និងកម្សាន្តនៅក្នុងហាងឯកទេស

ក្រុមនេះរាប់បញ្ចូលការលក់នៅក្នុងហាងឯកទេសដែលលក់ទំនិញវប្បធម៌ និងទំនិញកម្សាន្តដូចជាសៀវភៅកាសែតតន្ត្រី វីដេអូសម្ភារៈកីឡា ហ្គេមនិងប្រដាប់ក្មេងលេង។

ក្រុម ៤៧៧ ៖ ការលក់រាយទំនិញផ្សេងៗទៀតនៅក្នុងហាងឯកទេស

ក្រុមនេះរាប់បញ្ចូលនូវការលក់នៅក្នុងហាងឯកទេសដែលលក់ស្រឡាយផលិតផលជាក់លាក់ ដែលមិនបានរួមបញ្ចូលទៅក្នុងផ្នែកដទៃទៀតនៃចំណាត់ថ្នាក់ផលិតផលនេះ ដូចជាសម្លៀកបំពាក់ ផលិតផលពាក់នឹងជើង ផលិតផលធ្វើពីស្បែក ផលិតផលថ្នាំពេទ្យនិងសុខភាព នាឡិកា វត្ថុអនុស្សាវរីយ៍ សម្ភារៈសម្អាត អាវុធ ផ្កា សត្វចិញ្ចឹមលេង និងផលិតផលផ្សេងទៀត។ វាក៏រាប់បញ្ចូលផងដែរ នូវការលក់រាយផលិតផលប្រើប្រាស់រួចនៅក្នុងហាងឯកទេស។

ក្រុម ៤៧៨ ៖ ការលក់រាយនៅតាមតូបនិងទីផ្សារ

ក្រុមនេះរាប់បញ្ចូល នូវការលក់រាយផលិតផលថ្មី ឬផលិតផលជុះ នៅក្នុងតូបចល័តនៅតាមផ្លូវសាធារណៈ ឬនៅកន្លែងទីផ្សារអចល័តណាមួយ។

ក្រុម ៤៧៩ ៖ ការលក់រាយមិននៅក្នុងហាងតូបឬទីផ្សារ

ក្រុមនេះរាប់បញ្ចូល សកម្មភាពលក់រាយតាមរយៈកន្លែងទិញតាមសារ លក់តាមប្រព័ន្ធអ៊ីនធឺណែត ការលក់ដល់ផ្ទះ ការលក់តាមម៉ាស៊ីនលក់រាយ។ល។

ជំពូក ឆ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៧ ៖ អាជីវកម្មលក់រាយ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ		
៤៧១			ការលក់រាយក្នុងហាងមិនឯកទេស		
		៤៧១១	ការលក់រាយក្នុងហាងមិនឯកទេស ភាគច្រើនជាចំណីអាហារ ភេសជ្ជៈ ឬ ផលិតផលថ្នាំជក់		
			៤៧១១១ ហាងលក់គ្រឿងទេស		
			៤៧១១២ ផ្សារទំនើប		
			៤៧១១៣ ផ្សារទំនើបខ្នាតតូច ^(១)		
		៤៧១៩	លក់រាយផ្សេងទៀតនៅក្នុងហាងដែលមិនឯកទេស		
			៤៧១៩១ ផ្សារលក់ទំនិញធំៗដែលមាន ឬមិនមានផ្សារទំនើប ^(២)		
			៤៧១៩២ ការលក់រាយនៅក្នុងហាងមិនឯកទេស		
		៤៧២			ការលក់រាយអាហារ ភេសជ្ជៈ និងថ្នាំជក់ក្នុងហាងឯកទេស
				៤៧២១ ^(៣)	ការលក់រាយអាហារនៅក្នុងហាងឯកទេស
	៤៧២១១ ការលក់រាយនូវអង្ករ ម្សៅ គ្រាប់ធញ្ញជាតិ និងស្ករ				
	៤៧២១២ ការលក់រាយបន្លែ និងផ្លែឈើស្រស់ ឬរក្សាទុកក្រៀម				
	៤៧២១៣ ការលក់រាយសាច់ និងផលិតផលសាច់ (រួមទាំងបក្សី)				
	៤៧២១៤ ការលក់រាយត្រី គ្រឿងសមុទ្រ និងផលិតផលដូចនេះ				
	៤៧២១៥ ការលក់រាយ ផលិតផលនំប៉័ង				
	៤៧២១៦ ការលក់រាយផលិតផលស្ករគ្រាប់ និងនំ				
	៤៧២១៧ ការលក់រាយមី ស្បែក និងផលិតផលអាហារផ្សេងទៀតធ្វើពីម្សៅមី និង សណ្តែកសៀង				
	៤៧២១៩ ការលក់រាយនូវផលិតផលអាហារផ្សេងៗ				
៤៧២២	ការលក់រាយភេសជ្ជៈនៅក្នុងហាងឯកទេស				
	៤៧២២១ ការលក់រាយនូវស្រាបៀរ ស្រា និងគ្រឿងស្រវឹងផ្សេងទៀត				
	៤៧២២២ ការលក់រាយនូវតែ កាហ្វេ និងភេសជ្ជៈផ្សេងទៀត				
	៤៧២២៣ ការលក់រាយភេសជ្ជៈ និងទឹកច្រកដប				
៤៧២៣	លក់រាយនូវផលិតផលថ្នាំជក់នៅក្នុងហាងឯកទេស				
	៤៧២៣០ លក់រាយផលិតផលថ្នាំជក់និងថ្នាំជក់				

(១) ភាគច្រើនលក់ទំនិញមានស្លាកយីហោ ជាទូទៅ មាននៅក្នុងទីក្រុងធំៗពេលខ្លះបើក ២៤ ម៉ោង។
 (២) ជាហាងធម្មតា ដែលមិនមានលក់អាហារភេសជ្ជៈ និងផលិតផលថ្នាំជក់ភាគច្រើនទេ។
 (៣) **មិនរាប់បញ្ចូល** ការផលិតផលិតផលនំប៉័ង(ដូចជា ការដុតនំនៅក្នុងអាគារ) (មើល ១០៧១)។

ជំពូក ឆ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៧ ៖ អាជីវកម្មលក់រាយ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៧៣	៤៧៣០ ^(១)		ការលក់រាយប្រេងឥន្ធនៈយានយន្តនៅក្នុងហាងឯកទេស
		៤៧៣០០	ការលក់រាយប្រេងឥន្ធនៈយានយន្តនៅក្នុងហាងឯកទេស លក់រាយនូវប្រេងឥន្ធនៈសម្រាប់យានយន្ត ឬទោចក្រយានយន្ត ^(២)
៤៧៤	៤៧៤១ ^(៣)		ការលក់រាយឧបករណ៍ផ្នែកព័ត៌មាន និងទំនាក់ទំនងនៅក្នុងហាងឯកទេស
			ការលក់រាយនូវកុំព្យូទ័រ គ្រឿងកុំព្យូទ័រ កម្មវិធីកុំព្យូទ័រ និងឧបករណ៍ទំនាក់ទំនងផ្សេងទៀតនៅក្នុងហាងឯកទេស
		៤៧៤១១	ការលក់រាយនូវកុំព្យូទ័រ និងឧបករណ៍បន្ទាប់បន្សំ ^(៤)
		៤៧៤១២	ការលក់រាយឧបករណ៍លេងហ្គេម
		៤៧៤១៣	ការលក់រាយកម្មវិធីសម្រាប់ប្រើទូទៅ រួមមានវិធីអូហ្គេម
		៤៧៤១៤	ការលក់រាយទូរស័ព្ទដៃ និងឧបករណ៍ទូរគមនាគមន៍ផ្សេងៗ
		៤៧៤២	លក់រាយឧបករណ៍វីឌីអូ និងសោតទស្សន៍នៅក្នុងហាងឯកទេស
		៤៧៤២១	ការលក់រាយគ្រឿងវិទ្យុ និងទូរទស្សន៍
		៤៧៤២២	ការលក់រាយម៉ាស៊ីនចាក់ និងម៉ាស៊ីនថតស៊ីឌី និងឌីវីឌី និងឧបករណ៍បំពងសម្លេង និងឧបករណ៍សម្លេង
		៤៧៥	
៤៧៥១ ^(៥)		ការលក់រាយផលិតផលវាយនភណ្ឌនៅក្នុងហាងឯកទេស	
	៤៧៥១០	ការលក់រាយផលិតផលវាយនភណ្ឌ ក្រណាត់ និងអំបោះសម្រាប់ចាក់ ^(៦)	
	៤៧៥២	ការលក់រាយសម្ភារៈផ្នែករឹង ថ្នាំលាប និងកែវនៅក្នុងហាងឯកទេស	
៤៧៥២០	ការលក់រាយសម្ភារៈផ្នែករឹង ថ្នាំលាប និងកែវ ^(៧)		

- (១) **មិនរាប់បញ្ចូល**
 - (ក) លក់ដុំរបស់ប្រេងឥន្ធនៈ (មើល ៤៦៦១)
 - (ខ) លក់រាយប្រេងឥន្ធនៈ ជាមួយនិងអាហារ ភេសជ្ជៈ។ល។ ដោយភាគច្រើនលក់អាហារ និងភេសជ្ជៈ (មើល ៤៧១១)
 - (គ) លក់រាយឧស្ម័នឥន្ធនៈរាវសម្រាប់ចម្អិននិងកំដៅ (មើល ៤៧៧៣៥)។
- (២) **រាប់បញ្ចូល** លក់រាយផលិតផលប្រេងអំបិល និងផលិតផលស្អុំសម្រាប់យានយន្ត។
- (៣) **មិនរាប់បញ្ចូល** លក់រាយឌីស និងការសែតមិនទាន់ថតបញ្ចូល (មើល ៤៧៦២)។
- (៤) **រាប់បញ្ចូល** លក់រាយម៉ាស៊ីនបោះពុម្ពម៉ាស៊ីនស្តែន។ល។
- (៥) **មិនរាប់បញ្ចូល** លក់រាយសម្លៀកបំពាក់ (មើល ៤៧៧១)។
- (៦) **រាប់បញ្ចូល** ម្ហូបដេរអំបោះដេរ។ល។
- (៧) **រាប់បញ្ចូល**
 - (ក) សម្ភារៈសំណង់
 - (ខ) សម្ភារៈ ឬឧបករណ៍ដំឡើងដោយខ្លួនឯង
 - (គ) លក់ម៉ាស៊ីនកាត់ស្មៅ។

ជំពូក ៨ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៧ ៖ អាជីវកម្មលក់រាយ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៤៧៥៣		ការលក់រាយកម្រាលព្រំ ក្រណាត់ជូតជើង សម្ភារៈក្រាលកម្រាល និងជញ្ជាំង នៅក្នុងហាងឯកទេស
		៤៧៥៣១	ការលក់រាយកម្រាលព្រំ និងក្រណាត់ជូតជើង
		៤៧៥៣២	ការលក់រាយរ៉ាំងនន និងរ៉ាំងននសំណាញ់
		៤៧៥៣៣	ការលក់រាយក្រដាសបិតជញ្ជាំង ឥដ្ឋស៊ីម៉ង់ និងកម្រាលផ្សេងៗ
	៤៧៥៩ ^(១)		ការលក់រាយឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសង្ហារឹម ឧបករណ៍បំភ្លឺ និងឧបករណ៍ដទៃទៀត នៅក្នុងហាងឯកទេស
		៤៧៥៩១	ការលក់រាយគ្រឿងសង្ហារឹមនៅក្នុងផ្ទះ ^(២)
		៤៧៥៩២	ការលក់រាយគ្រឿងបំភ្លឺ
		៤៧៥៩៣	ការលក់រាយសម្ភារៈប្រើក្នុងផ្ទះបាយ កាំបិត ចង្រ្កាន កែវ ចាន និងឆ្នាំង
		៤៧៥៩៤	ការលក់រាយឧបករណ៍ប្រើក្នុងផ្ទះ
		៤៧៥៩៥	ការលក់រាយឧបករណ៍តន្ត្រីសៀវភៅភ្លេង
		៤៧៥៩៦	ការលក់រាយប្រព័ន្ធសុវត្ថិភាព ^(៣)
		៤៧៥៩៩	ការលក់រាយឧបករណ៍និងសម្ភារៈប្រើក្នុងគ្រួសារដែលមិនបានរាប់ចូល
៤៧៦			ការលក់រាយទំនិញវប្បធម៌និងកម្សាន្តនៅក្នុងហាងឯកទេស
	៤៧៦១ ^(៤)		ការលក់រាយសៀវភៅ កាសែត សម្ភារៈការិយាល័យក្នុងហាងឯកទេស
		៤៧៦១១	ការលក់រាយឧបករណ៍ និងបរិក្ខារប្រើក្នុងការិយាល័យ
		៤៧៦១២	ការលក់រាយសៀវភៅ កាសែត សម្ភារៈការិយាល័យ
	៤៧៦២		ការលក់រាយតន្ត្រីនិងវីឌីអូ នៅក្នុងហាងឯកទេស ^(៥)
		៤៧៦២០	ការលក់រាយតន្ត្រី និងវីឌីអូ ដែលថតដាក់ឌីស វីស៊ីឌី និងឌីវីឌី
	៤៧៦៣		ការលក់រាយឧបករណ៍កីឡានៅក្នុងហាងឯកទេស
		៤៧៦៣១	ការលក់រាយទំនិញ និងឧបករណ៍កីឡា រួមមានប្រដាប់ស្នូចត្រី
		៤៧៦៣២	ការលក់រាយទំនិញសម្រាប់បោះជំរំ
		៤៧៦៣៣	ការលក់រាយទូក និងឧបករណ៍ពាក់ព័ន្ធ
		៤៧៦៣៤	ការលក់រាយកង់ និងគ្រឿងបន្លាស់ និងគ្រឿងបន្លាស់បន្សំ

(១) មិនរាប់បញ្ចូល លក់រាយវត្ថុបុរាណ (មើល ៤៧៧៤៣)។
 (២) រាប់បញ្ចូល គ្រឿងសង្ហារឹមធ្វើពីផ្កា និងឈើ។
 (៣) រាប់បញ្ចូល គ្រឿងចាក់សោរ សុវត្ថិភាព បន្ទប់រក្សាសុវត្ថិភាពក្រោមដី។
 (៤) មិនរាប់បញ្ចូល លក់រាយសៀវភៅចាស់ប្រើប្រាស់រួច ឬសៀវភៅបុរាណ (មើល ៤៧៧៤)។
 (៥) រាប់បញ្ចូល កាសែត និងកាសែតវីឌីអូមិនទាន់ថតចម្លងចូល។

ជំពូក ៨ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៧ ៖ អាជីវកម្មលក់រាយ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៤៧៦៤ ^(១)		ការលក់រាយហ្គេម និងប្រដាប់ក្មេងលេងនៅក្នុងហាងឯកទេស
		៤៧៦៤០	ការលក់រាយហ្គេម និងប្រដាប់ក្មេងលេខ ធ្វើពីគ្រប់សារធាតុ
៤៧៧			ការលក់រាយទំនិញផ្សេងៗទៀតនៅក្នុងហាងឯកទេស
	៤៧៧១ ^(២)		ការលក់រាយសម្លៀកបំពាក់ ផលិតផលពាក់នឹងជើង និងផលិតផលស្បែកនៅក្នុងហាងឯកទេស
		៤៧៧១១	ការលក់រាយសម្លៀកបំពាក់ និងគ្រឿងបន្លាស់បន្សំ ^(៣)
		៤៧៧១២	ការលក់រាយផលិតផលពាក់នឹងជើង
	៤៧៧២		ការលក់រាយឱសថគ្រឿងសម្អាង ផលិតផលប្រើក្នុងបង្គន់នៅក្នុងហាងឯកទេស
		៤៧៧២១	ហាងមានឯកទេសលក់រាយឱសថ
		៤៧៧២២	ហាងមានឯកទេសលក់រាយទឹកអប់ និងគ្រឿងសម្អាង
	៤៧៧៣		ការលក់រាយផលិតផលផ្សេងៗទៀតនៅក្នុងហាងឯកទេស
		៤៧៧៣១	ការលក់រាយឧបករណ៍រូបថត និងឧបករណ៍កំណត់ទីតាំងជាក់លាក់
		៤៧៧៣២	ការលក់រាយនាឡិកាដៃ នាឡិកាព្យួរជញ្ជាំង និងគ្រឿងអលង្ការ
		៤៧៧៣៣	ការលក់រាយផ្កា រុក្ខជាតិ គ្រាប់ពូជ ដី
		៤៧៧៣៤	ការលក់រាយវត្ថុអនុស្សាវរីយ៍ ផលិតផលសិប្បកម្ម សម្ភារៈសាសនា
		៤៧៧៣៥	ការលក់រាយប្រេងឥន្ធនៈប្រើក្នុងផ្ទះ ឧស្ម័នដប ធ្យូង អុស
		៤៧៧៣៦	ការលក់រាយវ៉ែនតា និងផលិតផលអុបទិចផ្សេងៗទៀត ^(៤)
		៤៧៧៣៧	ការលក់រាយត្រី សត្វចិញ្ចឹម និងចំណីសម្រាប់សត្វចិញ្ចឹម

- (១) **មិនរួមបញ្ចូល** (ក) លក់រាយប្រដាប់លេងវីឌីអូហ្គេម (មើល ៤៧៤១៣)
- (ខ) លក់រាយកម្មវិធីទូទៅ រួមមានវីដេអូហ្គេម (មើល ៤៧៤១៤)។
- (២) **មិនរួមបញ្ចូល** លក់រាយផលិតផលវាយនភណ្ឌ (មើល ៤៧៥១០)។
- (៣) **រួមបញ្ចូល** លក់រាយស្រោមដៃ ក្រវ៉ាត់កប្រដាប់រឹត។ល។
- (៤) **រួមបញ្ចូល** សកម្មភាពរបស់វ៉ែនតា។

ជំពូក ធ ៖ អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ
ផ្នែក ៤៧ ៖ អាជីវកម្មលក់រាយ លើកលែងតែយានយន្តនិងទោចក្រយានយន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៤៧៧ ^(១)		ការលក់រាយផលិតផលជុះ
		៤៧៧៤១	ការលក់រាយសៀវភៅជុះ
		៤៧៧៤២	ការលក់រាយផលិតផលអគ្គិសនី និងអេឡិចត្រូនិចជុះ
		៤៧៧៤៣	ការលក់រាយវត្ថុបុរាណ
		៤៧៧៤៩	ការលក់រាយផលិតផលជុះផ្សេងៗ ^(២)
៤៧៨			ការលក់រាយនៅតាមតូបនិងទីផ្សារ
	៤៧៨១ ^(៣)		ការលក់រាយអាហារ ភេសជ្ជៈ ថ្នាំជក់នៅតាមតូប និងក្នុងផ្សារ
		៤៧៨១០	ការលក់រាយអាហារ ភេសជ្ជៈ ថ្នាំជក់នៅតាមតូប និងទីផ្សារ
	៤៧៨២		ការលក់រាយផលិតផលវាយណាភ័ណ្ឌ សម្លៀកបំពាក់ ផលិតផលពាក់ នឹងជើង នៅតាមតូប និងទីផ្សារ
		៤៧៨២០	ការលក់រាយផលិតផលវាយណាភ័ណ្ឌ សម្លៀកបំពាក់ ផលិតផលពាក់ នឹងជើង នៅតាមតូប និងទីផ្សារ
	៤៧៨៩		ការលក់ទំនិញផ្សេងៗនៅតាមតូប និងទីផ្សារ
		៤៧៨៩១	ការលក់រាយកម្រាលព្រំ និងកម្រាលជើងនៅតាមតូប ឬទីផ្សារ
		៤៧៨៩២	ការលក់រាយសៀវភៅនៅតាមតូប ឬទីផ្សារ
		៤៧៨៩៣	ការលក់រាយហ្គេម និងប្រដាប់ក្មេងលេងនៅតាមតូបឬទីផ្សារ
		៤៧៨៩៤	ការលក់រាយគ្រឿងបរិក្ខារប្រើក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចសម្រាប់ អ្នកប្រើប្រាស់នៅតាមតូប ឬទីផ្សារ
		៤៧៨៩៥	ការលក់រាយតន្ត្រី និងវីដេអូនៅតាមតូប ឬទីផ្សារ
៤៧៩			ការលក់រាយមិននៅក្នុងហាងតូបឬទីផ្សារ
	៤៧៩១		ការលក់រាយតាមកន្លែងបញ្ជាទិញតាមសារ ឬតាមអ៊ីនធឺណេត
		៤៧៩១០	ការលក់រាយតាមកន្លែងបញ្ជាទិញតាមសារ ឬតាមអ៊ីនធឺណេត
	៤៧៩៩ ^(៤)		លក់រាយផ្សេងទៀតដែលមិននៅក្នុងហាង តូប ឬទីផ្សារ
		៤៧៩៩៩	លក់រាយផ្សេងៗទៀតដែលមិននៅក្នុងហាង តូប ឬទីផ្សារ ^(៥)

- (១) **មិនរាប់បញ្ចូល** (ក) លក់រាយយានយន្តជុះ (មើល ៤៥១០)
- (ខ) សកម្មភាពនៃហាងបញ្ជាំ (មើល ៦៤៩២១)។
- (២) **រាប់បញ្ចូល** លក់រាយតែមប្រៃសណីយ៍ និងកាក់។
- (៣) **មិនរាប់បញ្ចូល** លក់រាយអាហារដែលចម្អិនស្រាប់ សម្រាប់ទទួលទានភ្លាម (អ្នកលក់អាហារចល័ត)
(មើល ៥៦១០)។
- (៤) **មិនរាប់បញ្ចូល** ចែកចាយផលិតផលថ្មីដោយតូប (មើលក្រុម ៤៧១ ដល់ ៤៧៧)។
- (៥) **រាប់បញ្ចូល** លក់ដោយផ្ទាល់ប្រេងឥន្ធនៈ ការធ្វើម៉ាយីតធីងជាបណ្តាញ។

ជំពូក ២ ៖ ការដឹកជញ្ជូន និងការស្តុកទុក

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៥
ក្រុម	១១
ថ្នាក់	២០
ថ្នាក់រង	៣៣

ជំពូកនេះរាប់បញ្ចូលការផ្តល់ការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ទាំងបាន ឬមិនបាន គ្រោងទុក តាមរយៈផ្លូវដែក បំពង់ ផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស និងសកម្មភាពពាក់ព័ន្ធ ដូចជាកន្លែងចំណត កន្លែងចាក់ចេញនិងមកដល់ ការទុកដាក់ទំនិញ និងការស្តុកទុក។ល។ ជំពូកនេះក៏រាប់បញ្ចូលផងដែរនូវការជួលយានដឹកជញ្ជូនរួមទាំងអ្នកបញ្ជា ឬអ្នកបើកបរ។ វាក៏រាប់បញ្ចូលផងដែរនូវសកម្មភាពបញ្ជី និងប្រៃសណីយ៍។

ជំពូកនេះមិនរាប់បញ្ចូលការជួសជុល និងថែទាំយានយន្ត និងយានដឹកជញ្ជូនដទៃផ្សេងទៀត (មើលថ្នាក់ ៤៥២០ និង ៣៣១៥ រៀងគ្នា), ការសាងសង់, ការជួសជុលថែទាំ និងជួសជុលផ្លូវ ផ្លូវដែក ចំណតនាវា វាលយន្តហោះ (មើលថ្នាក់ ៤២១០ និង៤២៩០) ព្រមទាំងការជួលយានយន្តដឹកជញ្ជូនដោយគ្មានអ្នកបញ្ជា ឬអ្នកបើកបរ (មើលថ្នាក់ ៧៧១០និង ៧៧៣០)។

ផ្នែក ៤៩ ៖ ការដឹកជញ្ជូនតាមផ្លូវគោក និងតាមប្រព័ន្ធបំពង់

ផ្នែកនេះរាប់បញ្ចូល ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ តាមផ្លូវគោក និងផ្លូវដែក ព្រមទាំងការដឹកជញ្ជូនទំនិញតាមបំពង់។

ក្រុម ៤៩១ ៖ ការដឹកជញ្ជូនតាមផ្លូវដែក

ក្រុមនេះរាប់បញ្ចូលនូវការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរតាមផ្លូវដែកដោយប្រើប្រាស់បណ្តាញមេផ្លូវដែក ដែលជាធម្មតាលាតសន្ធឹងលើតំបន់ភូមិសាស្ត្រដ៏វែង។ ការដឹកជញ្ជូនទំនិញតាមផ្លូវដែក លើផ្លូវដែកក្នុងរយៈពេលខ្លី ក៏រាប់បញ្ចូលផងដែរ។

ក្រុមនេះមិនរាប់បញ្ចូលការដឹកជញ្ជូនអ្នកដំណើរនៅទីប្រជុំជន និងតំបន់ជាយក្រុងតាម ផ្លូវគោក (មើល ៤៩២១), សកម្មភាពពាក់ព័ន្ធដូចជាផ្លាស់ប្តូរផ្លូវដែក និងទាញទូរថភ្លើង (មើល ៥២២១), និងការប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក (មើល ៥២២១)។

ក្រុម ៤៩២ ៖ ការដឹកជញ្ជូនតាមផ្លូវគោកផ្សេងទៀត

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពដឹកជញ្ជូនតាមផ្លូវគោកទាំងអស់ រៀបរយលែងតែការដឹក ជញ្ជូនតាមផ្លូវដែក។ ប៉ុន្តែក្រុមនេះក៏រាប់បញ្ចូលផងដែរនូវការដឹកជញ្ជូនតាមផ្លូវដែកដែលជា ផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូននៅទីប្រជុំជននិងតំបន់ជាយក្រុង។

ក្រុម ៤៩៣ ៖ ការដឹកជញ្ជូនតាមប្រព័ន្ធបំពង់

ក្រុមនេះរាប់បញ្ចូលនូវការដឹកជញ្ជូនខ្សែរុក្ខាវ ទឹក ល្បាយលាយ និងទំនិញផ្សេង ទៀតតាមប្រព័ន្ធបំពង់ និងនូវការប្រតិបត្តិស្ថានីយមូម។

ជំពូក ជ ៖ ការដឹកជញ្ជូន និងការស្តុកទុក

ផ្នែក ៤៩ ៖ ការដឹកជញ្ជូនតាមផ្លូវគោក និងតាមប្រព័ន្ធបំពង់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៤៩១			ការដឹកជញ្ជូនតាមផ្លូវដែក
	៤៩១១ ^(១)		ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែក ឬរោងទីប្រជុំជន
		៤៩១១០	ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែករវាងទីប្រជុំជន
	៤៩១២ ^(២)		ការដឹកជញ្ជូនទំនិញតាមផ្លូវដែក
		៤៩១២០	ការដឹកជញ្ជូនទំនិញតាមផ្លូវដែករវាងទីប្រជុំជន តំបន់ជ្រាលជ្រៅ រវាងទីប្រជុំជន
៤៩២			ការដឹកជញ្ជូនតាមផ្លូវគោកផ្សេងទៀត
	៤៩២១		ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកនៅទីប្រជុំជន និងតំបន់ជ្រាលជ្រៅ
		៤៩២១១	សេវាកម្មរថយន្តដឹកអ្នកដំណើរនៅក្រុង
	៤៩២២		ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកផ្សេងទៀត
		៤៩២២១	សេវាកម្មរថយន្តដឹកអ្នកដំណើរតាមជនបទ និងរវាងទីក្រុង
		៤៩២២២	សេវាកម្មរថយន្តឈ្នួល និងរថយន្តទំនើប
		៤៩២២៣	ការជួលរថយន្តដោយមានអ្នកបើកបរ
		៤៩២២៤	រ៉ឺម៉កម៉ូតូ ^(៣)
		៤៩២២៥	ម៉ូតូឌុប
		៤៩២២៦	ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកផ្សេងទៀត ^(៤)

- (១) **មិនរាប់បញ្ចូល** សកម្មភាពចំណាត់អ្នកដំណើរ (មើល ៥២២១១)។
- (២) **មិនរាប់បញ្ចូល** ស្តុកទុក និងការស្តុកទំនិញក្នុងឃ្នាំង (មើល ៥២១០០) សកម្មភាពចំណាត់ទំនិញ (មើល ៥២២១១) ការទុកដាក់ទំនិញ (មើល ៥២២៤)។
- (៣) ត្រូវបានគេហៅថា “តុក តុក”។
- (៤) **រាប់បញ្ចូល** ការជួលយន្តហោះ សេវាកម្មរថយន្តដឹកជញ្ជូនម្តងម្កាល និងក្នុងរយៈខ្លី និងយានចម្លងនៅវាលយន្តហោះ។

ជំពូក ជ ៖ ការដឹកជញ្ជូន និងការស្តុកទុក

ផ្នែក ៤៩ ៖ ការដឹកជញ្ជូនតាមផ្លូវគោក និងតាមប្រព័ន្ធបំពង់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៤៩២៣ ^(១)		ការដឹកជញ្ជូនទំនិញតាមផ្លូវគោក
		៤៩២៣០	ការដឹកជញ្ជូនទំនិញតាមផ្លូវគោក
៤៩៣			ការដឹកជញ្ជូនតាមប្រព័ន្ធបំពង់
	៤៩៣០ ^(២)		ការដឹកជញ្ជូនតាមប្រព័ន្ធបំពង់
		៤៩៣០០	ការដឹកជញ្ជូនតាមប្រព័ន្ធបំពង់
(១) រាប់បញ្ចូល		(ក)	ការដឹកជញ្ជូនឈើហុប ស្តុក និងយានយន្ត
		(ខ)	ការដឹកជញ្ជូនវត្ថុធ្ងន់ៗ និងទំនិញក្លាស្យែរ
		(គ)	ការដឹកជញ្ជូនធំៗ ដូចជាការដឹកតាមរថយន្តស៊ីទែន (ឧ. រថយន្តស៊ីទែនដឹកប្រេងដូង)
		(ឃ)	ការដឹកជញ្ជូនកាកសំណល់ សម្ភារៈកាក់សំណល់ ដោយមិនមានការប្រមូល ឬបញ្ចេញចោល
		(ង)	ការជួលរថយន្តដឹកទំនិញដោយមានអ្នកបើកបរ
		(ច)	ការដឹកជញ្ជូនទំនិញដោយយានទាញដោយសត្វ ឬមនុស្ស
មិនរាប់បញ្ចូល		(ក)	ការដឹកជញ្ជូនឈើហុបនៅក្នុងព្រៃ ជាផ្នែកនៃប្រតិបត្តិការកាប់ឈើ (មើល ០២៤០១)
		(ខ)	ការចែកចាយទឹកដោយដឹកតាមរថយន្ត (មើល ៣៦០០)
		(គ)	ការប្រតិបត្តិការអាគារចំណតសម្រាប់ទុកដាក់ទំនិញ (មើល ៥២២១១)
		(ឃ)	សេវាកម្មកម្មវេចខ្ចប់ និងដាក់ក្នុងកេសឈើសម្រាប់ដឹកជញ្ជូន(មើល ៥២២៩៩)
		(ង)	សកម្មភាពសេវាប្រៃសណីយ៍ (មើល ៥៣១០០) និងសកម្មភាពបញ្ជើ (មើល ៥៣២០០)
		(ច)	ការដឹកជញ្ជូនកាកសំណល់ ជាផ្នែករួមនៃសកម្មភាពប្រមូលកាកសំណល់ (មើល ៣៨១១ ៣៨១២)។
(២) រាប់បញ្ចូល		(ក)	ការដឹកជញ្ជូនឧស្ម័ន វត្ថុរាវ ទឹក ល្បាយ និងទំនិញតាមប្រព័ន្ធបំពង់
		(ខ)	ការប្រតិបត្តិការស្ថានីយឬមន្ទីរ
មិនរាប់បញ្ចូល		(ក)	ការបែងចែកឧស្ម័នពីធម្មជាតិ ឬឧស្ម័នដែលផលិត ទឹក ឬចំហាយ (មើល ៣៥២០ ៣៥៣០ ៣៦០០)
		(ខ)	ដឹកជញ្ជូនទឹក វត្ថុរាវ រាល់ៗ ដោយរថយន្ត (មើល ៤៩២៣)។

ផ្នែក ៥០ ៖ ការដឹកជញ្ជូនតាមផ្លូវទឹក

ផ្នែកនេះរាប់បញ្ចូលនូវការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរតាមផ្លូវទឹកទាំងបាន និងមិនបានគ្រោងទុក។ វាក៏រាប់បញ្ចូលផងដែរនូវប្រតិបត្តិការអូសនិងរុញទូក ការធ្វើដំណើរខ្លីៗ ទូកជិះមើលទេសភាព សាឡាង យាន្តឈូលតាមទឹក។ល។ ទោះបីជាទឹកនៃឆ្នេរ គឺជាសូចនាករមួយដែលបញ្ជាក់ពីភាពខុសគ្នារវាងការដឹកជញ្ជូនតាមសមុទ្រ និងផ្លូវទឹកសាបក្តី ប្រភេទនាវាដែលបានប្រើប្រាស់ គឺជាកត្តាសម្រេច។ ការដឹកជញ្ជូនទាំងអស់នៅលើនាវាឆ្ពោះទៅកាន់សមុទ្រ ត្រូវបានចាត់ថ្នាក់ក្នុងក្រុម ៥០១ ខណៈដែលការដឹកជញ្ជូនដោយប្រើនាវាផ្សេងៗទៀត គឺត្រូវបានចាត់ថ្នាក់ចូលក្នុងក្រុម ៥០២។

ផ្នែកនេះមិនរាប់បញ្ចូលសកម្មភាពភោជនីយដ្ឋាន រង្គសាលនៅលើនាវា (មើលថ្នាក់ ៥៦១០ និង ៥៦៣០) ប្រសិនបើវាធ្វើឡើងដោយអង្គភាពដាច់ដោយឡែក។

ក្រុម ៥០១ ៖ ការដឹកជញ្ជូននៅទឹកសមុទ្រជ្រៅ និងក្បែរតំបន់ឆ្នេរ

ក្រុមនេះរាប់បញ្ចូល ការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរលើនាវា ដែលសម្រាប់ប្រតិបត្តិការនៅទឹកសមុទ្រជ្រៅ និងក្បែរតំបន់ឆ្នេរ។ វាក៏រាប់បញ្ចូលផងដែរ ការដឹកជញ្ជូនទំនិញឬអ្នកដំណើរនៅតាមបឹងធំៗ។ល។ នៅពេលដែលប្រើប្រាស់ប្រភេទនាវាស្រដៀងគ្នានេះ។

ក្រុម ៥០២ ៖ ការដឹកជញ្ជូនតាមផ្លូវទឹកសាប

ក្រុមនេះរាប់បញ្ចូលនូវការដឹកជញ្ជូនទំនិញឬអ្នកដំណើរ តាមផ្លូវទឹកសាបដែលពាក់ព័ន្ធនៅនឹងនាវាដែលមិនមានលក្ខណៈសមស្រប សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ជំពូក ជ ៖ ការដឹកជញ្ជូន និងការស្តុកទុក

ផ្នែក ៥០ ៖ ការដឹកជញ្ជូនតាមផ្លូវទឹក

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
៥០១			ការដឹកជញ្ជូននៅទឹកសមុទ្រជ្រៅ និងក្បែរតំបន់ឆ្នេរ
		៥០១១ ^(១)	ការដឹកជញ្ជូនអ្នកដំណើរតាមទឹកសមុទ្រជ្រៅ និងក្បែរតំបន់ឆ្នេរ
		៥០១១០	ការដឹកជញ្ជូនអ្នកដំណើរតាមទឹកសមុទ្រជ្រៅ និងក្បែរតំបន់ឆ្នេរ
		៥០១២ ^(២)	ការដឹកជញ្ជូនតំបន់តាមទឹកសមុទ្រជ្រៅ និងក្បែរតំបន់ឆ្នេរ
៥០២			ការដឹកជញ្ជូនតាមផ្លូវទឹកសាប
		៥០២១	ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកសាប
		៥០២១១	សាឡាង
		៥០២១២	ការដឹកជញ្ជូនអ្នកដំណើរតាមទន្លេ ព្រែក បឹង និងផ្លូវទឹកសាបដទៃទៀត រួមមានទាំងនៅក្នុងកំពង់ផែ
		៥០២១៣	ការជួលទូកជិះកម្សាន្តដោយមានអ្នកបើកបរសម្រាប់ដឹកជញ្ជូន នៅផ្លូវទឹកសាប
		៥០២២	ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកសាប
	៥០២២០	ការដឹកជញ្ជូនអ្នកដំណើរតាមទន្លេ ព្រែក បឹង និងផ្លូវទឹកសាបដទៃទៀត រួម មានទាំងនៅក្នុងផែ	
(១)	មិនរាប់បញ្ចូល	(ក)	សកម្មភាពរង្គសាលនិងគោជនីយដ្ឋានលើនាវា ដែលផ្តល់ដោយអង្គការមួយ ដាច់ដោយឡែក (មើល ៥៦១០ និង ៥៦៣០)
		(ខ)	ប្រតិបត្តិការការស៊ីណូបណ្តែតទឹក (មើល ៩២០០០)។
(២)	មិនរាប់បញ្ចូល	(ក)	ការស្តុកទំនិញ (មើល ៥២១០)
		(ខ)	ការប្រតិបត្តិកំពង់ផែ និងសកម្មភាពបន្ថែមផ្សេងទៀត (ឧ. ចំណតផែ ការបើកបរនាវា ការបើកបរសាឡាង ការស្រោចស្រង់នាវា) (មើល ៥២២២)
		(គ)	ការទុកដាក់ទំនិញ (មើល ៥២២៤) ។

ផ្នែក ៥១ ៖ ការដឹកជញ្ជូនតាមផ្លូវអាកាស

ផ្នែកនេះរាប់បញ្ចូលការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរតាមផ្លូវអាកាស ឬតាមអវកាស។

ផ្នែកនេះមិនរាប់បញ្ចូលត្រួតពិនិត្យយន្តហោះ ឬម៉ាស៊ីនយន្តហោះ (មើលថ្នាក់ ៣៣១៥) និងសកម្មភាពគាំទ្រនានា ដូចជាប្រតិបត្តិការព្រលានយន្តហោះ (មើលថ្នាក់ ៥២២៣)។ ផ្នែកនេះមិនរាប់បញ្ចូលសកម្មភាពដែលប្រើប្រាស់យន្តហោះ មិនមែនក្នុងគោលបំណង សម្រាប់ការដឹកជញ្ជូន ដូចជា ការស្រោចដំណាំ (មើលថ្នាក់ ០១៦១) ការផ្សាយពាណិជ្ជកម្មពីលើអាកាស (មើលថ្នាក់ ៧៣១០) ឬការថតពីលើអាកាស (មើលថ្នាក់ ៧៤២០)។

ក្រុម ៥១១ ៖ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស

ក្រុមនេះរាប់បញ្ចូល ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនៅតាមផ្លូវដដែលៗ និងតាមពេលវេលាជាទៀងទាត់, ការជួលដើងហោះហើរសម្រាប់អ្នកដំណើរ, ការហោះហើរសម្រាប់កម្សាន្ត ឬមើលទេសភាព, ការជួលយានដឹកជញ្ជូនផ្លូវអាកាសរួមទាំងប្រតិបត្តិករ ក្នុងគោលបំណងសកម្មភាពដឹកអ្នកដំណើរតាមផ្លូវអាកាស និងសកម្មភាពអាកាសចរជាទូទៅ ដូចជា ការដឹកជញ្ជូនអ្នកដំណើរដោយក្លឹបផ្លូវអាកាសសម្រាប់ការបង្ហាត់បង្រៀន ឬដំណើរកម្សាន្ត។

ក្រុម ៥១២ ៖ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស

ក្រុមនេះរាប់បញ្ចូល ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស នៅតាមផ្លូវដដែលៗ និងតាមពេលវេលាជាទៀងទាត់ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងការបាញ់បង្ហោះផ្កាយរណប និងយានអវកាសដែលមិនបានកំណត់ពេលជាមុន។

ជំពូក ជ ៖ ការដឹកជញ្ជូន និងការស្តុកទុក

ផ្នែក ៥១ ៖ ការដឹកជញ្ជូនតាមផ្លូវអាកាស

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៥១១	៥១១០ ^(១)		ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស
			ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស
		៥១១០	ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស
៥១២	៥១២០		ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស
			ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស
		៥១២០០	ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស
(១)	រាប់បញ្ចូល	(ក)	ជួលជើងហោះហើរសម្រាប់អ្នកដំណើរ (ឧ. ឧទ្ធរណ៍តាមក្រុងៗ)
		(ខ)	ការហោះហើរមើលទេសភាព និងកម្សាន្ត
		(គ)	សកម្មភាពអាកាសចរណ៍ទូទៅ (ឧ. ការដឹកជញ្ជូនអ្នកដំណើរដោយក្លឹបផ្លូវអាកាសសម្រាប់ការបង្ហាត់បង្រៀន ឬដំណើរកម្សាន្ត)។

ផ្នែក ៥២ ៖ ការស្តុកទំនិញក្នុងឃ្នាំង និងសកម្មភាពគាំទ្រការដឹកជញ្ជូន

ផ្នែកនេះរាប់បញ្ចូល ការស្តុកទំនិញក្នុងឃ្នាំង និងសកម្មភាពគាំទ្រការដឹកជញ្ជូន ដូចជា ការប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (ដូចជា ព្រលានយន្តហោះ កំពង់ផែ ផ្លូវក្រោមដីស្ពាន ។ល។) សកម្មភាពរបស់ភ្នាក់ងារដឹកជញ្ជូន និងការទុកដាក់ទំនិញ។

ក្រុម ៥២១ ៖ ការស្តុកទំនិញក្នុងឃ្នាំង និងការស្តុកទុក

ក្រុមនេះរាប់បញ្ចូលប្រតិបត្តិការទឹកនៃស្តុកទំនិញ និងឃ្នាំងទំនិញ សម្រាប់ទំនិញគ្រប់ប្រភេទ ការស្តុកទំនិញក្នុងតំបន់ពាណិជ្ជកម្មក្រៅប្រទេស និងការបង្កក។

ក្រុម ៥២២ ៖ សកម្មភាពគាំទ្រការដឹកជញ្ជូន

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពគាំទ្រការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ដូចជាការប្រតិបត្តិផ្នែកមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឬសកម្មភាពដែលទាក់ទងទៅនឹងការដឹកជញ្ជូនទំនិញ ភ្លាមៗមុន ឬក្រោយការដឹកជញ្ជូន ឬនៅចន្លោះនៃការដឹកជញ្ជូនជាដំណាក់ៗ។ ការថែទាំ និងប្រតិបត្តិការទឹកនៃសម្រាប់ការដឹកជញ្ជូនទាំងអស់ក៏រាប់បញ្ចូលផងដែរ។

ជំពូក ជ ៖ ការដឹកជញ្ជូន និងការស្តុកទុក

ផ្នែក ៥២ ៖ ការស្តុកទំនិញក្នុងឃ្នាំង និងសកម្មភាពគាំទ្រការដឹកជញ្ជូន

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៥២១	៥២១០ ^(១)		ការស្តុកទំនិញក្នុងឃ្នាំង និងការស្តុកទុក
		៥២១០០	ការស្តុកទំនិញក្នុងឃ្នាំង និងការស្តុកទុក សេវាកម្មស្តុកទំនិញក្នុងឃ្នាំង និងការស្តុកទុក
៥២២	៥២២១ ^(២)		សកម្មភាពគាំទ្រការដឹកជញ្ជូន
			សកម្មភាពសេវាកម្មអមសម្រាប់ការដឹកជញ្ជូនផ្លូវគោក
		៥២២១១	ប្រតិបត្តិការទឹកនៃចំណត ^(៣)
		៥២២១២	ប្រតិបត្តិការដៃស្ងួត
		៥២២១៣	ប្រតិបត្តិការកន្លែងចំណតសម្រាប់យានយន្ត ^(៤)
	៥២២១៤	សកម្មភាពសេវាកម្មអមផ្សេងៗទៀតសម្រាប់ការដឹកជញ្ជូនផ្លូវគោកដែលមិនបានរាប់បញ្ចូល ^(៥)	
(១)	រាប់បញ្ចូល	(ក)	ប្រតិបត្តិការឃ្នាំងទំនិញនិងកន្លែងស្តុកទំនិញគ្រប់ប្រភេទ៖ប្រតិបត្តិការស៊ីឡូ ផ្ទុកគ្រាប់ធញ្ញជាតិ ឃ្នាំងទំនិញទូទៅ ការដឹកជញ្ជូនទំនិញ ឃ្នាំងទំនិញត្រជាក់ អាងស្តុកទំនិញ។ល។
		(ខ)	ឃ្នាំងស្តុកទំនិញក្នុងតំបន់ពាណិជ្ជកម្មក្រៅប្រទេស
		(គ)	ត្រជាក់កម្រិតខ្លាំង
មិនរាប់បញ្ចូល		(ក)	កន្លែងចំណតសម្រាប់យានយន្ត (មើល ៥២២១៣)
		(ខ)	ការប្រតិបត្តិការទីតាំងឃ្នាំងទំនិញផ្ទាល់ខ្លួន (មើល ៦៨១០២)
		(គ)	ការជួលកន្លែងទំនេរ (មើល ៦៨១០)។
(២)	មិនរាប់បញ្ចូល		ការទុកដាក់ទំនិញ (មើល ៥២២៤)។
(៣)	រាប់បញ្ចូល		ប្រតិបត្តិការទីតាំងចំណតនានា ដូចជាស្ថានីយរថភ្លើង ស្ថានីយរថយន្តក្រុង ស្ថានីយ ទុកដាក់ទំនិញ សកម្មភាពចំណតដឹកជញ្ជូនទំនិញ។ល។
(៤)	មិនរាប់បញ្ចូល		សេវាកម្មប្រមូលកាក់ថ្លៃចត ឬការប្រមូលថ្លៃចតរថយន្តតាមទីចំណត ឬផ្លូវ (មើល ៨២៩៩០)។
(៥)	រាប់បញ្ចូល		ការពង្រាវឧស្ម័ន ក្នុងគោលដៅសម្រាប់ការដឹកជញ្ជូន។

ជំពូក ជ ៖ ការដឹកជញ្ជូន និងការស្តុកទុក

ផ្នែក ៥២ ៖ ការស្តុកទំនិញក្នុងឃ្នាំង និងសកម្មភាពគាំទ្រការដឹកជញ្ជូន

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៥២២២ ^(១)		សកម្មភាពសេវាកម្មអមសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក
		៥២២២១	សេវាកម្មប្រតិបត្តិការកំពង់ផែ
		៥២២២២	សេវាកម្មជួយស្រង់ និងការដាក់បណ្តែតទឹកកប៉ាល់ឡើងវិញ
		៥២២២៩	សកម្មភាពសេវាកម្មអមផ្សេងទៀតសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ដែលមិនបានរាប់បញ្ចូល
	៥២២៣ ^(២)		សកម្មភាពសេវាកម្មអមសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស
		៥២២៣០	សកម្មភាពសេវាកម្មអមសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស

- (១) **មិនរាប់បញ្ចូល**
 - (ក) ការទុកដាក់ទំនិញ (មើល ៥២២៤)
 - (ខ) ការប្រតិបត្តិការផ្លូវសមុទ្រ (មើល ៩៣២៩)។
- (២) **មិនរាប់បញ្ចូល**
 - (ក) ការទុកដាក់ទំនិញ (មើល ៥២២៤)
 - (ខ) ការប្រតិបត្តិការសាលាបង្រៀនការហោះហើរ (មើល ៨៥៤៩)
- រាប់បញ្ចូល** ការប្រតិបត្តិការចំណតក្នុងព្រលានយន្តហោះ។ល។

ជំពូក ជ ៖ ការដឹកជញ្ជូន និងការស្តុកទុក

ផ្នែក ៥២ ៖ ការស្តុកទំនិញក្នុងឃ្នាំង និងសកម្មភាពគាំទ្រការដឹកជញ្ជូន

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៥២២៤ ^(១)		ការទុកដាក់ទំនិញ
		៥២២៤០	ការទុកដាក់ទំនិញ
	៥២២៩ ^(២)		សកម្មភាពគាំទ្រដល់ការដឹកជញ្ជូនដទៃផ្សេងទៀត
		៥២២៩១	ការបញ្ជូនទំនិញ
		៥២២៩២	ការចេញ និងផ្គត់ផ្គង់ឯកសារដឹកជញ្ជូន
		៥២២៩៣	សកម្មភាពភ្នាក់ងាររៀបចំឯកសារគយ
		៥២២៩៤	សកម្មភាពគាំទ្រការដឹកជញ្ជូនដទៃផ្សេងទៀតដែលមិនបានរាប់បញ្ចូល ^(៣)
(១)	រាប់បញ្ចូល		ការលើកដាក់ និងលើកចេញទំនិញ ឬឥវ៉ាន់របស់អ្នកដំណើរ ដោយមិនគិតពីការប្រើប្រាស់ប្រភេទនៃការដឹកជញ្ជូនសម្រាប់សេវាកម្មដឹកជញ្ជូន និងលើកដាក់ទំនិញ
	មិនរាប់បញ្ចូល		ប្រតិបត្តិការកន្លែងចំណត (មើល ៥២២១ ៥២២២ និង ៥២២៣)។
(២)	រាប់បញ្ចូល		ប្រមូល និងដឹកជញ្ជូនទំនិញ និងការរៀបជាភ្នាក់ងារការបញ្ជូនទំនិញ ប្រព័ន្ធរួម
	មិនរាប់បញ្ចូល	(ក)	សកម្មភាពបញ្ជី (មើល ៥៣២០)
		(ខ)	ការផ្តល់ការធានារ៉ាប់រងដល់ការដឹកជញ្ជូន ផ្លូវគោក សមុទ្រ អាកាស និងម៉ូទ័រ (មើល ៦៥១២)
		(គ)	សកម្មភាពរបស់ភ្នាក់ងារទេសចរណ៍ (មើល ៧៩១១០)
		(ឃ)	សកម្មភាពប្រតិបត្តិការទេសចរណ៍ (មើល ៧៩១២០)
		(ង)	សកម្មភាពជំនួយអ្នកទេសចរណ៍ (មើល ៧៩៩០០)។
(៣)	រាប់បញ្ចូល	(ក)	ប្រតិបត្តិការទុកដាក់ទំនិញ (ឧ. ការដាក់កេសឈើជាបណ្តោះអាសន្ន ដើម្បីការពារទំនិញក្នុងអំឡុងពេលឆ្លងកាត់ ការយកចេញពីកេស ការផ្តល់គំរូទំនិញ ការថ្លឹងទំនិញ)
		(ខ)	សកម្មភាពវេចខ្ចប់ដែលអមសម្រាប់ការដឹកជញ្ជូន។

ផ្នែក ៥៣ ៖ សកម្មភាពសេវាកម្មប្រៃសណីយ៍ និងបញ្ជី

ផ្នែកនេះរាប់បញ្ចូល សកម្មភាពសេវាកម្មប្រៃសណីយ៍ និងបញ្ជី ដូចជា ការទៅប្រមូល ការដឹកជញ្ជូន ការចែកចាយសំបុត្រ និងកញ្ចប់បញ្ជីនៅក្រោមការរៀបចំផ្សេងៗ។ សេវាកម្ម ចែកចាយសំបុត្រ និងសេវាកម្មអ្នកផ្ញើសំបុត្រក្នុងស្រុក ក៏រួមបញ្ចូលផងដែរ។

ក្រុម ៥៣១ ៖ សកម្មភាពសេវាកម្មប្រៃសណីយ៍

ក្រុមនេះរាប់បញ្ចូល សកម្មភាពប្រតិបត្តិការសេវាកម្មប្រៃសណីយ៍ ក្រោមកាតព្វកិច្ចសេវាកម្មកម្ពុជាសកល។ សកម្មភាពទាំងឡាយ រួមមានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម ជាសកល រួមមានទីតាំងលក់រាយ កន្លែងបែងចែកតាមប្រភេទនិងរៀបចំ និងផ្លូវរបស់អ្នក ប្រមូលបញ្ជី និងការបែងចែកសំបុត្រ។ ការបែងចែកបញ្ជីរាប់បញ្ចូលសំបុត្រប្រៃសណីយ៍ដូច ជា សំបុត្រ កាតប្រៃសណីយ៍ ក្រដាសបោះពុម្ព (កាសែត កាលិកបត្រ សម្ភារៈផ្សាយពាណិជ្ជកម្ម។ល។) កញ្ចប់តូចៗ ឯកសារ ឬទំនិញ។ វាក៏រាប់បញ្ចូលផងដែរសេវាកម្មចាំបាច់ដទៃផ្សេង ទៀតដើម្បីគាំទ្រដល់កាតព្វកិច្ចសេវាកម្មជាសកល។

ក្រុម ៥៣២ ៖ សកម្មភាពអ្នកផ្តល់សេវាកម្មបញ្ជី

ក្រុមនេះរាប់បញ្ចូល សកម្មភាពអ្នកផ្តល់សេវាកម្មបញ្ជី ដែលមិនប្រតិបត្តិនៅក្រោម កាតព្វកិច្ចសេវាកម្មជាសកល។

ជំពូក ជ ៖ ការដឹកជញ្ជូននិងការស្តុកទុក

ផ្នែក ៥៣ ៖ សកម្មភាពសេវាកម្មប្រៃសណីយ៍ និងបញ្ជី

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៥៣១	៥៣១០		សកម្មភាពសេវាកម្មប្រៃសណីយ៍
			សកម្មភាពសេវាកម្មប្រៃសណីយ៍
		៥៣១០០	សកម្មភាពសេវាកម្មប្រៃសណីយ៍ ^(១)
៥៣២	៥៣២០ ^(២)		សកម្មភាពអ្នកផ្តល់សេវាកម្មបញ្ជី
			សកម្មភាពអ្នកផ្តល់សេវាកម្មបញ្ជី
		៥៣២០០	សកម្មភាពអ្នកផ្តល់សេវាកម្មបញ្ជី ក្រៅពីសកម្មភាពប្រៃសណីយ៍ជាតិ ^(៣)

- (១) **រាប់បញ្ចូល** ប្រមូល ដឹកជញ្ជូន បែងចែក (ក្នុងប្រទេសឬក្រៅប្រទេស) សំបុត្រ និងកញ្ចប់ឥវ៉ាន់។ សកម្មភាពនេះរាប់បញ្ចូលការលក់តែម្តងប្រៃសណីយ៍ ការប្រមូលសំបុត្រនិងកញ្ចប់ឥវ៉ាន់ពីប្រអប់សំបុត្រសាធារណៈឬពីការិយាល័យប្រៃសណីយ៍ ហើយធ្វើការបែងចែក និងប្រគល់ទទួល។ វាក៏រាប់បញ្ចូលផងដែរសកម្មភាពដូចជា ការរៀបតាមប្រភេទសំបុត្រ ការជួលប្រអប់សំបុត្រ សេវាកម្មប្រៃសណីយ៍មិនចែកដល់កន្លែង។ល។
- (២) **មិនរាប់បញ្ចូល** ការដឹកជញ្ជូនទំនិញ (មើលថ្នាក់ ៤៩១២ ៤៩២៣ ៥០១២ ៥០២២ និង៥១២០) (យោងតាមប្រភេទមធ្យោបាយដឹកជញ្ជូន)។
- (៣) **រាប់បញ្ចូល** ការប្រមូល ដឹកជញ្ជូន និងប្រគល់សំបុត្រ និងប្រភេទសំបុត្រធម្មតាតូចៗ កញ្ចប់ឥវ៉ាន់តូចៗ ។ វាអាចរួមមានមធ្យោបាយដឹកជញ្ជូនមួយ ឬច្រើនប្រភេទ ហើយសកម្មភាពអាចត្រូវបានធ្វើឡើងតាមរយៈមធ្យោបាយដឹកជញ្ជូនឯកជន ឬសាធារណៈ។

ជំពូក ៧៖ សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	២
ក្រុម	៦
ថ្នាក់	៧
ថ្នាក់រង	២១

ជំពូកនេះរាប់បញ្ចូល ការផ្គត់ផ្គង់កន្លែងស្នាក់នៅសម្រាប់ការស្នាក់នៅរយៈពេលខ្លី ដល់ ភ្ញៀវនិងអ្នកដំណើរផ្សេងទៀត ហើយនិងមានការផ្គត់ផ្គង់អាហារ និងភេសជ្ជៈពេញលេញ សម្រាប់ទទួលភ្ញៀវ។ ចំនួន និងប្រភេទសេវាកម្មបន្ថែម ដែលមាននៅក្នុងជំពូកនេះ អាចមាន ការប្រែប្រួលខ្លាំង។

ជំពូកនេះមិនរាប់បញ្ចូលការផ្តល់ការស្នាក់នៅរយៈពេលវែង ដែលជាលំនៅដ្ឋានចម្បង ដែលត្រូវបានចាត់ថ្នាក់ក្នុងសកម្មភាពអចលនវត្ថុ (ជំពូក «ថ»)។ ជំពូកនេះក៏មិនរាប់បញ្ចូលការ រៀបចំអាហារ ឬភេសជ្ជៈសម្រាប់ទទួលទានភ្លាមៗ ឬអាចលក់តាមរយៈកន្លែងចែកចាយឯក រាជ្យ ដូចជា តាមរយៈសកម្មភាពអាជីវកម្មលក់ដុំ ឬលក់រាយ។ ការរៀបចំម្ហូបអាហារទាំងនេះ ត្រូវបានចាត់ថ្នាក់ក្នុងជំពូក កម្មន្តសាល (ជំពូក «គ»)។

ផ្នែក ៥៥ ៖ សេវាកម្មស្នាក់នៅ

ផ្នែកនេះរាប់បញ្ចូល ការផ្តល់សេវាកម្មស្នាក់នៅ សម្រាប់ភ្ញៀវ និងអ្នកដំណើរផ្សេងទៀត។ វាក៏រាប់បញ្ចូលផងដែរ ការផ្តល់ការស្នាក់នៅរយៈពេលវែង សម្រាប់សិស្ស និស្សិត កម្មករ និងបុគ្គលស្រដៀងគ្នានេះ។ កន្លែងខ្លះ អាចផ្តល់តែសេវាកម្មស្នាក់នៅ ខណៈពេលដែលកន្លែង ផ្សេងទៀត ផ្តល់ទាំងការរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត។

ផ្នែកនេះមិនរាប់បញ្ចូល សកម្មភាពទាំងឡាយណា ដែលទាក់ទងទៅនឹងការផ្តល់ការ ស្នាក់នៅចម្បងរយៈពេលយូរ នៅតាមទីតាំងនានា ដូចជា ផ្ទះជួលប្រចាំខែឬប្រចាំឆ្នាំដែលបាន ចាត់ថ្នាក់ក្នុងជំពូក អចលនវត្ថុ (ជំពូក «ថ»)។

ក្រុម ៥៥១ ៖ សកម្មភាពសេវាកម្មស្នាក់នៅ

ក្រុមនេះរាប់បញ្ចូលការផ្តល់ការស្នាក់នៅ ជាទូទៅប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ ជាគោលការណ៍សម្រាប់ភ្ញៀវស្នាក់នៅរយៈពេលខ្លី។ វារាប់បញ្ចូលការផ្តល់កន្លែងស្នាក់នៅ ដែលមានបំពាក់គ្រឿងបរិក្ខារក្នុងបន្ទប់ភ្ញៀវ និងបន្ទប់ធំ ឬកន្លែងស្នាក់នៅពេញលេញរួមទាំងផ្ទះបាយ ដោយមាន ឬគ្មានសេវាកម្មថែទាំផ្ទះប្រចាំថ្ងៃ ឬទៀងទាត់ផ្សេងៗ ហើយជារឿយៗ វាអាចរាប់បញ្ចូលសេវាកម្មបន្ថែមមួយចំនួនទៀត ដូចជាសេវាកម្មអាហារនិងភេសជ្ជៈ ចំណាត់ សេវាកម្មបោកអ៊ុត អាងហែលទឹក និងបន្ទប់ហាត់ប្រាណ ទីតាំងកម្សាន្ត និងទីតាំងធ្វើសន្តិសីទ និងសន្តិបាត។

ក្រុម ៥៥២ ៖ កន្លែងបោះជុំរំ ចំណាតយានយន្តទេសចរណ៍ និងសណ្តោង

ក្រុមនេះរាប់បញ្ចូលការផ្តល់កន្លែងស្នាក់នៅនៅក្នុងទីតាំងបោះជុំរំ ចំណាតរ៉ឺម៉ក ជុំរំកម្សាន្ត និងជុំរំស្វ័យគ្រឹះនិងបរិបាណ៍ សម្រាប់ភ្ញៀវស្នាក់នៅរយៈពេលខ្លី, ការផ្តល់ទីកន្លែងនិងទីតាំងសម្រាប់យានយន្តជិះកម្សាន្ត។

ក្រុម ៥៥៩ ៖ ការស្នាក់នៅផ្សេងៗទៀត

ក្រុមនេះរាប់បញ្ចូល ការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន ឬរយៈពេលវែង ក្នុងបន្ទប់នៅតែមួយឬបន្ទប់នៅជាមួយគ្នា ឬអន្តេវាសិកដ្ឋាន សម្រាប់សិស្ស និស្សិត កម្មករអន្តោប្រវេសន៍ (តាមរដូវកាល) និងបុគ្គលផ្សេងៗ។

ជំពូក ឈ ៖ សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ

ផ្នែក ៥៥ ៖ សេវាកម្មស្នាក់នៅ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៥៥១			សកម្មភាពសេវាកម្មស្នាក់នៅ
	៥៥១០ ^(១)		សកម្មភាពសេវាកម្មស្នាក់នៅ
		៥៥១០១	សណ្ឋាគារនិងសណ្ឋាគារវិសេស
		៥៥១០២	ម៉ូតែល
		៥៥១០៣	សណ្ឋាគារ អាជ្ញាធរ
		៥៥១០៤	ផ្ទះសំណាក់ ផ្ទះជួល ^(២)
		៥៥១០៥	ផ្ទះស្នាក់អាស្រ័យ
		៥៥១០៩	សកម្មភាពសេវាកម្មស្នាក់នៅ ដទៃទៀតដែលពុំបានរាប់បញ្ចូល
៥៥២			កន្លែងបោះជុំរំ ចំណតយានយន្តទេសចរណ៍ និងសណ្ឋាគារ
	៥៥២០		កន្លែងបោះជុំរំ ចំណតយានយន្តទេសចរណ៍ និងសណ្ឋាគារ
		៥៥២០០	កន្លែងបោះជុំរំ ចំណតសម្រាប់យានយន្តទេសចរណ៍
៥៥៩			ការស្នាក់នៅផ្សេងៗទៀត
	៥៥៩០		ការស្នាក់នៅផ្សេងៗទៀត
		៥៥៩០១	កន្លែងស្នាក់នៅរបស់និស្សិត និងអន្តេវាសិកដ្ឋានសម្រាប់សិស្ស
		៥៥៩០៩	អន្តេវាសិកដ្ឋានផ្សេងៗទៀត ^(៣)

- (១) **មិនរាប់បញ្ចូល** ការផ្តល់ផ្ទះនិងផ្ទះល្វែងដែលមាន ឬមិនបំពាក់បរិក្ខារសម្រាប់ការប្រើប្រាស់អចិន្ត្រៃយ៍ ជាទូទៅជាប្រចាំខែ ឬប្រចាំឆ្នាំ (មើលផ្នែក ៦៨)។
- (២) **រាប់បញ្ចូល** គ្រែស្នាក់នៅ និងអាហារពេលព្រឹក។
- (៣) **រាប់បញ្ចូល** ផ្ទះសំណាក់ បន្ទប់ និងផ្ទះសម្រាប់កម្មករ។

ផ្នែក ៨៦ ៖ សកម្មភាពសេវាកម្មអាហារ និងភេសជ្ជៈ

ផ្នែកនេះរាប់បញ្ចូល សកម្មភាពសេវាកម្មអាហារនិងភេសជ្ជៈ ដោយផ្តល់អាហារ ឬភេសជ្ជៈពេញលេញ សម្រាប់ការទទួលទានភ្លាម ទោះជានៅក្នុងភោជនីយដ្ឋាន បែបប្រពៃណី ភោជនីយដ្ឋានបម្រើសេវាកម្មដោយខ្លួនឯង ឬភោជនីយដ្ឋានខ្ទប់យកទៅទទួលទាននៅក្រៅ ទោះជាតូចបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ ដោយមានឬគ្មានកន្លែងអង្គុយក៏ដោយ។ កត្តាកំណត់គឺអាស្រ័យលើអាហារ ដែលផ្តល់សម្រាប់ការទទួលទានភ្លាមៗ មិនមែនអាស្រ័យលើប្រភេទទីតាំង ដែលផ្តល់អាហារនោះទេ។

ផ្នែកនេះមិនរាប់បញ្ចូល ការផលិតអាហារដែលមិនអាចទទួលទានភ្លាម ឬមិនបានត្រៀមសម្រាប់ទទួលទានភ្លាមៗ ឬការផលិតម្ហូបអាហារដែលបម្រុងទុកដែលមិនត្រូវបានចាត់ទុកជាអាហារ (មើលផ្នែក ១០ ៖ ការផលិតផលិតផលម្ហូបអាហារ និងផ្នែក១១ ៖ ការផលិត ភេសជ្ជៈ)។ ផ្នែកនេះក៏មិនបានរាប់បញ្ចូល ការលក់អាហារដែលមិនផលិតខ្លួនឯង ដែលមិនត្រូវបានចាត់ទុកថាជាអាហារ ឬការលក់អាហារដែលមិនសម្រាប់ការទទួលទាន (មើលជំពូក «ឆ» អាជីវកម្មលក់ដុំ និងលក់រាយ)។

ក្រុម ៥៦១ ៖ សកម្មភាពសេវាកម្មភោជនីដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត

ក្រុមនេះរាប់បញ្ចូលការផ្តល់សេវាកម្មអាហារដល់អតិថិជន ទោះជាអតិថិជនត្រូវបានបម្រើអាហារខណៈដែលចូលអង្គុយចាំ ឬអតិថិជនបម្រើដោយខ្លួនឯង ទោះជាពួកទទួលទានអាហារដែលបានរៀបចំទុកនៅនៅទីតាំង វេចខ្ចប់យកទៅក្រៅ ឬមានសេវាកម្មយកទៅដល់ផ្ទះក៏ដោយ ។ វារាប់បញ្ចូលការរៀបចំនិងការបម្រើអាហារសម្រាប់ការទទួលទានភ្លាមៗ ពីយានយន្ត ដែលមានម៉ាស៊ីន ឬរទេះដែលគ្មានម៉ាស៊ីន។

ក្រុម ៥៦២ ៖ ការផ្គត់ផ្គង់ម្ហូបអាហារដល់កម្មវិធី និងសកម្មភាពសេវាកម្មអាហារផ្សេងៗ

ក្រុមនេះរួមមានសកម្មភាពផ្គត់ផ្គង់អាហារសម្រាប់កម្មវិធីនីមួយៗ ឬសម្រាប់រយៈពេលជាក់លាក់ណាមួយ និងប្រតិបត្តិការផ្តល់សម្បទានអាហារ ដូចជានៅកន្លែងកីឡា ឬទីតាំងប្រហាក់ប្រហែលគ្នា។

ក្រុម ៥៦៣ ៖ សកម្មភាពបម្រើភេសជ្ជៈ

ក្រុមនេះរួមមានការរៀបចំនិងបម្រើភេសជ្ជៈសម្រាប់ទទួលទានភ្លាមៗនៅនឹងកន្លែង។

ជំពូក ឈ ៖ សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ

ផ្នែក ៥៦ ៖ សកម្មភាពសេវាកម្មអាហារ និងភេសជ្ជៈ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៥៦១	៥៦១០ ^(១)		សកម្មភាពសេវាកម្មភោជនីដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត
			សកម្មភាពសេវាកម្មភោជនីដ្ឋាន និងសេវាកម្មអាហារចល័ត
		៥៦១០១	ភោជនីដ្ឋាន និងកន្លែងស៊ីដឹករង្គសាល
		៥៦១០២	កន្លែងលក់អាហាររហ័ស ^(២)
		៥៦១០៣	ហាងលក់កាវ៉ាដឹម និងការដើរលក់តាមរថយន្ត
		៥៦១០៤	រទេះចល័តលក់អាហារ
	៥៦១០៥	ស្តង់លក់ម្ហូបអាហារ អ្នកដើរលក់ និងការរៀបចំលក់ម្ហូបអាហារនិងភេសជ្ជៈ ក្នុងផ្សារ	
៥៦២	៥៦២១ ^(៣)		ការផ្គត់ផ្គង់ម្ហូបអាហារដល់កម្មវិធី និងសកម្មភាពសេវាកម្មអាហារផ្សេងៗ
			ការផ្គត់ផ្គង់ម្ហូបដល់កម្មវិធី
		៥៦២១០	ការផ្គត់ផ្គង់ម្ហូបដល់កម្មវិធី
		៥៦២៩	សកម្មភាពផ្តល់សេវាកម្មម្ហូបអាហារដទៃទៀត
	៥៦២៩០	សកម្មភាពផ្តល់សេវាកម្មម្ហូបអាហារដទៃទៀត ^(៤)	
៥៦៣	៥៦៣០ ^(៥)		សកម្មភាពបម្រើភេសជ្ជៈ
			សកម្មភាពបម្រើភេសជ្ជៈ
		៥៦៣០១	ភ្ញៀវស្រា រង្គសាល ឌីស្ត បៀរហ្គាដិន និងហាងខាវ៉ាអូខេ
		៥៦៣០២	ហាងតែ និងកាហ្វេ
		៥៦៣០៣	តូបលក់ភេសជ្ជៈ
		៥៦៣០៤	រទេះលក់ភេសជ្ជៈ ចល័ត
	៥៦៣០៩	កន្លែងផ្តល់សេវាកម្មភេសជ្ជៈ និងអាហារផ្សេងៗ ដែលមិនរាប់បញ្ចូល	

- (១) **មិនរាប់បញ្ចូល** ការប្រតិបត្តិការសម្បទាននៃកន្លែងទទួលទាន (មើល ៥៦២៩០)។
- (២) **រាប់បញ្ចូល** ហាងលក់ចំណីហូបចុកសម្រាប់ហូបលេង។
- (៣) **មិនរាប់បញ្ចូល**
 - (ក) ការផលិតអាហារងាយខូចសម្រាប់ការលក់បន្ត (មើល ១០៧៩៩)
 - (ខ) ការលក់រាយអាហារងាយខូច (មើលផ្នែក ៤៧)។
- (៤) **រាប់បញ្ចូល**
 - (ក) ប្រតិបត្តិការហាងអាហារ និងហាងកាហ្វេ (ដូចជាសម្រាប់រោងចក្រការិយាល័យ មន្ទីរពេទ្យ ឬសាលារៀន) មានលក្ខណៈសម្បទាន
 - (ខ) អ្នកមៅការសេវាកម្មម្ហូបអាហារ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន
 - (គ) ប្រតិបត្តិការកន្លែងលក់អាហារនៅទីលានហាត់កីឡាឬសកម្មភាពប្រហាក់ប្រហែល ដែលមានលក្ខណៈជាសម្បទាន
- មិនរាប់បញ្ចូល**
 - (ក) ការផលិតអាហារដែលងាយខូចសម្រាប់ការលក់បន្ត (មើល ១០៧៩០)
 - (ខ) ការលក់រាយអាហារដែលងាយខូច (មើលផ្នែក ៤៧)។
- (៥) **មិនរាប់បញ្ចូល**
 - (ក) ការលក់បន្តភេសជ្ជៈដែលកញ្ចប់ និងរៀបចំទុក (មើល ៤៧១១, ៤៧២២, ៤៧៨១, ៤៧៩៩)
 - (ខ) ប្រតិបត្តិការកន្លែងឌីស្ត និងរាំកំសាន្តដោយគ្មានបម្រើភេសជ្ជៈ (មើល ៩៣២៩៩)។

ជំពូក ៣ ៖ ព័ត៌មានវិទ្យា និងទូរគមនាគមន៍

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៦
ក្រុម	១៣
ថ្នាក់	២៣
ថ្នាក់រង	២៤

ជំពូកនេះរាប់បញ្ចូលការផលិត និងការចែកចាយផលិតផលព័ត៌មាន និងវប្បធម៌, ការផ្តល់មធ្យោបាយបញ្ជូនឬចែកចាយផលិតផលទាំងនេះ រាប់ទាំងទិន្នន័យ ឬទូរគមនាគមន៍, សកម្មភាពព័ត៌មានវិទ្យា, និងសកម្មភាពដំណើរការទិន្នន័យ និងសេវាកម្មព័ត៌មានផ្សេងទៀត។

ជំពូកនេះក៏រាប់បញ្ចូលផងដែរនូវ សកម្មភាពបោះផ្សាយ, សកម្មភាពចេញផ្សាយភាពយន្ត ការផលិតកម្មវីដេអូទស្សន៍និងវីដេអូ សកម្មភាពថតសំឡេងនិងចេញផ្សាយតន្ត្រី, សកម្មភាពផ្សាយ និងបង្កើតកម្មវិធី, ទូរគមនាគមន៍, ការបង្កើតកម្មវិធីកុំព្យូទ័រ ការពិគ្រោះយោបល់ និងសកម្មភាពពាក់ព័ន្ធ, និងសកម្មភាពសេវាកម្មព័ត៌មាន។

សមាសភាគសំខាន់ៗនៃជំពូកនេះ រួមមាន ៖ សកម្មភាពបោះផ្សាយ (ផ្នែក ៥៨) ដោយរាប់បញ្ចូលការចេញផ្សាយកម្មវិធីកុំព្យូទ័រ, សកម្មភាពភាពយន្ត និងការថតសំឡេង (ផ្នែក ៥៩), សកម្មភាពនៃការផ្សាយវិទ្យុនិងទូរទស្សន៍ និងការបង្កើតកម្មវិធី (ផ្នែក ៦០), សកម្មភាពទូរគមនាគមន៍ (ផ្នែក ៦១) និងសកម្មភាពព័ត៌មានវិទ្យា (ផ្នែក ៦២), និងសកម្មភាពសេវាកម្មព័ត៌មានផ្សេងទៀត (ផ្នែក ៦៣)។

ការចេញផ្សាយរួមមាន ការទទួលបានសិទ្ធិអ្នកនិពន្ធដើម្បីបង្កើតមាតិកា (ផលិតផលព័ត៌មាន) និងការផ្តល់មាតិកានេះឲ្យទៅដល់សាធារណជន តាមរយៈការផលិតឡើងវិញ និងការចែកចាយមាតិកានេះក្នុងទម្រង់ផ្សេងៗ។ ទម្រង់ទាំងអស់នៃការចេញផ្សាយ (ដូចជា ការបោះពុម្ពលើក្រដាស ជាទម្រង់អេឡិចត្រូនិច ជាសំឡេង នៅលើអ៊ីនធឺណែត ជាផលិតផលពហុផ្សព្វផ្សាយដូចជា ស៊ីឌីរ៉ូម សំណៅយោង និងសៀវភៅ។ល។) ត្រូវបានបញ្ចូលក្នុងផ្នែកនេះ។

សកម្មភាពពាក់ព័ន្ធនឹងការផលិត និងការចែកចាយកម្មវិធីទូរទស្សន៍ មាននៅក្នុងផ្នែក ៥៩, ៦០, និង៦១ ឆ្លុះបញ្ចាំងដំណាក់កាលផ្សេងៗនៅក្នុងដំណើរការនេះ។ សមាសភាគ នីមួយៗដូចជាភាពយន្ត និងសេរីទូរទស្សន៍។ល។ ត្រូវបានបង្កើតដោយសកម្មភាពនៅក្នុងផ្នែក ៥៩ ចំណែកឯការបង្កើតស្ថានីយ៍ទូរទស្សន៍បំពាក់ដោយកម្មវិធីពេញលេញមួយ ដែលទាញ ចេញពីសមាសភាគនៅក្នុងផ្នែក ៥៩ ឬដោយសមាសភាគផ្សេងទៀត (ដូចជាការបង្កើតកម្មវិធី ផ្សាយព័ត៌មានទាន់ហេតុការណ៍) ត្រូវបានដាក់បញ្ចូលទៅក្នុងផ្នែក ៦០។ ផ្នែក ៦០ នេះក៏រាប់ បញ្ចូល ការផ្សាយកម្មវិធីដែលផលិតដោយផលិតករទាំងនេះដែរ។ ការចែកផ្សាយទូរទស្សន៍ ដែលបំពាក់ដោយកម្មវិធីពេញលេញមួយ ដែលបង្កើតដោយភាគីទីបី (ឧ. ដោយគ្មានការកែប្រែ មាតិកាណាមួយ) ត្រូវបានដាក់បញ្ចូលទៅក្នុងផ្នែក ៦១។ ការចែកផ្សាយនៅក្នុងផ្នែក ៦១ នេះ អាចធ្វើទៅបានតាមរយៈប្រព័ន្ធចាក់ផ្សាយ ផ្កាយរណប ឬខ្សែកាប។

ផ្នែក ៨៨ ៖ សកម្មភាពបោះផ្សាយ

ផ្នែកនេះរាប់បញ្ចូលការបោះពុម្ពផ្សាយសៀវភៅ កូនសៀវភៅយោសនា ខិតប័ណ្ណ រចនានុក្រម សព្វវចនាធិប្បាយ សៀវភៅផែនទី ផែនទី និងប្លង់, ការបោះពុម្ពផ្សាយកាសែត ព្រឹត្តិបត្រ និងកាលិកបត្រ, ការបោះពុម្ពផ្សាយសៀវភៅរាយឈ្មោះ បញ្ជីអាសយដ្ឋាន និងការ បោះពុម្ពផ្សាយផ្សេងទៀត ព្រមទាំងការចេញផ្សាយកម្មវិធីកុំព្យូទ័រ។

ការបោះផ្សាយរួមមាន ការទទួលបានសិទ្ធិអ្នកនិពន្ធដើម្បីបង្កើតមាតិកា (ផលិតផល ព័ត៌មាន) និងការផ្តល់មាតិកានេះឲ្យទៅដល់សាធារណជន តាមរយៈការផលិតឡើងវិញ និង ការចែកចាយមាតិកានេះក្នុងទម្រង់ផ្សេងៗ។ ទម្រង់ទាំងអស់នៃការបោះផ្សាយ (ដូចជា ការ បោះពុម្ពលើក្រដាស ជាទម្រង់អេឡិចត្រូនិច ឬជាសំឡេង នៅលើអ៊ីនធឺណែត ជាផលិតផលព ហុផ្សព្វផ្សាយ ដូចជា ស៊ីឌីរ៉ូម សំណៅយោង និងសៀវភៅ។ល។) លើកលែងតែការចេញ ផ្សាយភាពយន្ត ត្រូវបានបញ្ចូលក្នុងផ្នែកនេះ។

ផ្នែកនេះមិនរាប់បញ្ចូលការចេញផ្សាយភាពយន្ត កាសែតវីដេអូ និងភាពយន្តនៅក្នុងឌីវី ឌី ឬប្រព័ន្ធផ្សព្វផ្សាយប្រហាក់ប្រហែល (ផ្នែក ៥៩) និងការផលិតច្បាប់ចម្លងដើមសម្រាប់ការ ចតទុក ឬសម្ភារៈសំឡេង (ផ្នែក ៥៩)។ ផ្នែកនេះក៏មិនរាប់បញ្ចូលផងទេ ការបោះពុម្ព (មើល ១៨១១) និងការផលិតឡើងវិញក្នុងទ្រង់ទ្រាយធំ នូវប្រព័ន្ធផ្សព្វផ្សាយដែលបានចតទុក (មើល ១៨២០)។

ក្រុម ៥៨១ ៖ ការបោះពុម្ពផ្សាយសៀវភៅ កាលិកបត្រ និងសកម្មភាពបោះពុម្ពផ្សាយផ្សេងទៀត

ក្រុមនេះរាប់បញ្ចូលសកម្មភាពបោះពុម្ពផ្សាយសៀវភៅ កាសែត ទស្សនាវដ្តី និងកាលិកបត្រផ្សេងៗ សៀវភៅរាយឈ្មោះ បញ្ជីអាសយដ្ឋាន និងស្នាដៃផ្សេងទៀត ដូចជា រូបថត ចម្លាក់ ប្រៃសណីយ៍បត្រ តារាងពេលវេលា ទម្រង់ ប័ណ្ណប្រកាស និងការផលិតឡើងវិញនូវស្នាដៃសិល្បៈ។ ស្នាដៃទាំងនេះមានចរិតលក្ខណៈជាភាពច្នៃប្រឌិតខាងបញ្ញា ដែលជាលក្ខខណ្ឌដើម្បីអភិវឌ្ឍស្នាដៃទាំងនេះ ហើយជាទូទៅត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ។

ក្រុម ៥៨២ ៖ ការចេញផ្សាយកម្មវិធីកុំព្យូទ័រ

ក្រុមនេះរាប់បញ្ចូលការចេញផ្សាយកម្មវិធីកុំព្យូទ័រដែលបង្កើតរួចស្រាប់ (មិនមែនតាមការតម្រូវរបស់អតិថិជន) ដូចជា ប្រព័ន្ធប្រតិបត្តិការ កម្មវិធីសម្រាប់អាជីវកម្មនិងកម្មវិធីផ្សេងទៀត និងកម្មវិធីហ្គេមកុំព្យូទ័រសម្រាប់គ្រប់ទម្រង់។

ជំពូក ញ ៖ ព័ត៌មានវិទ្យា និងទូរគមនាគមន៍

ផ្នែក ៥៨ ៖ សកម្មភាពបោះផ្សាយ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៥៨១			ការបោះពុម្ពផ្សាយសៀវភៅ កាលិកបត្រ និងសកម្មភាពបោះពុម្ពផ្សាយផ្សេងទៀត
	៥៨១១ ^(១)		ការបោះពុម្ពផ្សាយសៀវភៅ
		៥៨១១០	ការបោះពុម្ពផ្សាយសៀវភៅ កូនសៀវភៅយោសនា និងការបោះពុម្ពផ្សាយផ្សេងទៀត ^(២)
	៥៨១២		ការបោះពុម្ពផ្សាយសៀវភៅរាយឈ្មោះ និងបញ្ជីអាសយដ្ឋាន
		៥៨១២០	ការបោះពុម្ពផ្សាយបញ្ជីអាសយដ្ឋាន សៀវភៅលេខទូរស័ព្ទ និងសៀវភៅរាយឈ្មោះផ្សេងទៀត។ល។
	៥៨១៣		ការបោះពុម្ពផ្សាយកាសែត ព្រឹត្តិបត្រ និងកាលិកបត្រ
		៥៨១៣០	ការបោះពុម្ពផ្សាយកាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី និងកាលិកបត្រក្នុងទម្រង់ជាក្រដាស ឬអេឡិចត្រូនិច ^(៣)
(១)	រាប់បញ្ចូល		សកម្មភាពបោះពុម្ពសៀវភៅជាក្រដាស អេឡិចត្រូនិច (ស៊ីឌី ការបង្ហាញជាអេឡិចត្រូនិច។ល។) ឬក្នុងទម្រង់ជាខ្សែអាត់ ឬនៅលើអ៊ីនធឺណែត។
	មិនរាប់បញ្ចូល	(ក)	ការផលិតភូគោល (មើល ៣២៩០០)
		(ខ)	ការបោះពុម្ពផ្សាយសម្ភារៈផ្សាយពាណិជ្ជកម្ម (មើល ៥៨១៩០)
		(គ)	ការបោះពុម្ពផ្សាយសៀវភៅភ្លេង និងតន្ត្រី (មើល ៥៩២០)
		(ឃ)	សកម្មភាពរបស់អ្នកនិពន្ធដារកម្សាន្ត (មើល ៩០០០៤)។
(២)	រាប់បញ្ចូល	(ក)	ការបោះពុម្ពផ្សាយខិតប័ណ្ណ និងការបោះពុម្ពស្រដៀងនេះ ដូចជាការបោះពុម្ពផ្សាយវចនានុក្រម និងសព្វវចនាធិប្បាយ
		(ខ)	ការបោះពុម្ពផ្សាយសៀវភៅផែនទី ផែនទី និងប្លង់
		(គ)	ការបោះពុម្ពផ្សាយសៀវភៅខ្សែអាត់សំឡេង
		(ឃ)	ការបោះពុម្ពផ្សាយសព្វវចនាធិប្បាយ។ល។ នៅក្នុងស៊ីឌីរ៉ូម។
(៣)	រាប់បញ្ចូល	(ក)	ការផ្សាយតាមអ៊ីនធឺណែត និងការបោះពុម្ពផ្សាយតារាងពេលវេលាកម្មវិធីវិទ្យុ និងទូរទស្សន៍
		(ខ)	ការបោះពុម្ពផ្សាយកាសែតផ្សាយពាណិជ្ជកម្ម។

ជំពូក ញ ៖ ព័ត៌មានវិទ្យា និងទូរគមនាគមន៍

ផ្នែក ៥៨ ៖ សកម្មភាពបោះផ្សាយ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៥៨១៩ ^(១)		សកម្មភាពបោះពុម្ពផ្សាយផ្សេងៗ
		៥៨១៩០	ការបោះពុម្ពផ្សាយសៀវភៅម៉ូដ រូបថត ចម្លាក់ និងប្រៃសណីយ៍បត្រ លិខិតបដិសណ្ឋារកិច្ច ទម្រង់ ប័ណ្ណប្រកាស ការផលិតឡើងវិញនូវស្នាដៃសិល្បៈ សម្ភារៈផ្សាយពាណិជ្ជកម្ម និងសម្ភារៈបោះពុម្ពផ្សេងៗទៀត ដែលពុំបានរាប់បញ្ចូល
៥៨២			ការចេញផ្សាយកម្មវិធីកុំព្យូទ័រ
	៥៨២០ ^(២)		ការចេញផ្សាយកម្មវិធីកុំព្យូទ័រដែលបង្កើតរួចស្រាប់ (មិនមែនតាមការ តម្រូវរបស់អតិថិជន)
		៥៨២០០	ការចេញផ្សាយកម្មវិធីកុំព្យូទ័រដែលបង្កើតរួចស្រាប់ ^(៣)
(១)	មិនរាប់បញ្ចូល	(ក)	ការលក់រាយកម្មវិធីកុំព្យូទ័រ (មើល ៤៧៤១)
		(ខ)	ការបោះពុម្ពផ្សាយកាសែតផ្សាយពាណិជ្ជកម្ម (មើល ៥៨១៣០)។
(២)	មិនរាប់បញ្ចូល	(ក)	ការផលិតឡើងវិញនូវកម្មវិធីកុំព្យូទ័រ (មើល ១៨២០)
		(ខ)	ការលក់រាយកម្មវិធីកុំព្យូទ័រដែលមិនមែនតាមការតម្រូវរបស់អតិថិជន (មើល ៤៧៤១៤)
		(គ)	ការផលិតកម្មវិធីកុំព្យូទ័រដែលមិនពាក់ព័ន្ធនឹងការបោះផ្សាយ (មើល ៦២០១០)។
(៣)	រាប់បញ្ចូល		ការចេញផ្សាយកម្មវិធីកុំព្យូទ័រ សម្រាប់ការកម្សាន្តហ្គេមវីឌីអូ ហ្គេមកុំព្យូទ័រ និងប្រព័ន្ធ ប្រតិបត្តិការ។

ផ្នែក ៥៩ ៖ សកម្មភាពចេញផ្សាយនាពេលវេលា ការផលិតកម្មវិធីទូរទស្សន៍និងវីដេអូ សកម្មភាពថតសំឡេងនិងចេញផ្សាយតន្ត្រី

ផ្នែកនេះរាប់បញ្ចូលការផលិតភាពយន្ត សម្រាប់ឬមិនសម្រាប់រោងភាពយន្ត មានទម្រង់ជាហ្វីល កាសែតវីដេអូ ឬឌីស សម្រាប់ការចាក់បញ្ចាំងផ្ទាល់នៅក្នុងរោងភាពយន្ត ឬការចាក់ផ្សាយតាមទូរទស្សន៍, សកម្មភាពគាំទ្រផ្នែកនេះរួមមានការកែសម្រួលខ្សែភាពយន្ត ការកាត់ត និងការបញ្ចូលសំឡេង។ល។, ការចែកចាយភាពយន្ត និងផលិតផលផ្សេងៗក្នុងវិស័យភាពយន្តទៅដល់វិស័យនានា ព្រមទាំងការបញ្ចាំងភាពយន្ត ឬផលិតផលផ្សេងៗក្នុងវិស័យភាពយន្ត។ ផ្នែកនេះក៏រាប់បញ្ចូលផងដែរនូវការទិញ និងការលក់ភាពយន្ត ឬសិទ្ធិចែកចាយផលិតផលផ្សេងៗក្នុងវិស័យភាពយន្ត។

ផ្នែកនេះក៏រាប់បញ្ចូលសកម្មភាពនៃការថតសំឡេង ដូចជាផលិតកម្មនៃការថតសំឡេងច្បាប់ដើម, ការបញ្ចេញ ការផ្សព្វផ្សាយ និងការចែកចាយផលិតផលទាំងនេះ, ការចេញផ្សាយតន្ត្រី ព្រមទាំងសកម្មភាពនៃសេវាកម្មថតសំឡេងនៅក្នុងស្ទូឌីយោ ឬកន្លែងផ្សេងទៀត។

ក្រុម ៥៩១ ៖ សកម្មភាពភាពយន្ត កម្មវិធីទូរទស្សន៍ និងវីដេអូ

ក្រុមនេះរាប់បញ្ចូលការផលិតភាពយន្ត សម្រាប់ឬមិនសម្រាប់រោងភាពយន្ត មានទម្រង់ជាហ្វីល កាសែតវីដេអូ ឌីវីឌី ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជាការចែកចាយបែបឌីជីថលសម្រាប់ការចាក់បញ្ចាំងផ្ទាល់នៅក្នុងរោងភាពយន្ត ឬសម្រាប់ការចាក់ផ្សាយតាមទូរទស្សន៍, សកម្មភាពគាំទ្ររួមមានការកែសម្រួលខ្សែភាពយន្ត ការកាត់ត និងការបញ្ចូលសំឡេង។ល។, ការចែកចាយភាពយន្ត ឬផលិតផលផ្សេងៗក្នុងវិស័យភាពយន្ត (កាសែតវីដេអូ ឌីវីឌី។ល។) ទៅដល់វិស័យនានា ព្រមទាំងការចាក់បញ្ចាំងផ្សាយ។ ការទិញ និងការលក់ភាពយន្ត ឬសិទ្ធិចែកចាយផលិតផលផ្សេងៗក្នុងវិស័យភាពយន្តត្រូវបានរាប់បញ្ចូលផងដែរ។

ក្រុម ៥៩២ ៖ សកម្មភាពថតសំឡេង និងចេញផ្សាយតន្ត្រី

ក្រុមនេះរាប់បញ្ចូលសកម្មភាពផលិតកម្មនៃការថតសំឡេងច្បាប់ដើម ដូចជាខ្សែអាត់ស៊ីឌី, ការបញ្ចេញ ការផ្សព្វផ្សាយ និងការចែកចាយផលិតផលថតសំឡេងទាំងនេះទៅដល់អ្នកលក់ដុំ អ្នកលក់រាយ ឬសាធារណជនផ្ទាល់។ សកម្មភាពទាំងនេះអាចត្រូវបាន ឬមិនត្រូវបានបញ្ចូលជាមួយផលិតកម្មនៃការថតសំឡេងមេនៅក្នុងអង្គភាពតែមួយ។ បើសិនជាមិនត្រូវបានបញ្ចូលជាមួយគ្នា អង្គភាពដែលអនុវត្តសកម្មភាពទាំងនេះត្រូវតែទទួលបានសិទ្ធិផលិតឡើងវិញ និងសិទ្ធិចែកចាយនូវការថតសំឡេងដើមនេះ។ ក្រុមនេះរាប់បញ្ចូលសកម្មភាពសេវា

កម្មវិធីសំឡេងនៅក្នុងស្ទូឌីយោ ឬកន្លែងផ្សេងៗទៀត រាប់បញ្ចូលទាំងការផលិតកម្មវិធីវិទ្យុ ខ្សែអាត់សម្រាប់ភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលថតទុក (មិនផ្សាយផ្ទាល់) ជាដើម។

ក្រុមនេះក៏រាប់បញ្ចូលផងដែរនូវសកម្មភាពចេញផ្សាយតន្ត្រី ដូចជាសកម្មភាពទទួលបាន និងចុះបញ្ជីសិទ្ធិអ្នកនិពន្ធសម្រាប់ការតែងតន្ត្រី, ការផ្សព្វផ្សាយ, ការផ្តល់សិទ្ធិ និងការប្រើប្រាស់ការតែងតន្ត្រីទាំងនេះ សម្រាប់ការថតសំឡេង វិទ្យុ ទូរទស្សន៍ ភាពយន្ត ការសម្តែងផ្ទាល់ ការបោះពុម្ពលើក្រដាស និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត។ អង្គការទាំងឡាយណាដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនេះអាចជាម្ចាស់សិទ្ធិអ្នកនិពន្ធ ឬដើរតួនាទីជាអ្នករដ្ឋបាលក្នុងនាមជាម្ចាស់នៃសិទ្ធិអ្នកនិពន្ធតន្ត្រីនេះ។ ក្រុមនេះក៏រាប់បញ្ចូលការចេញផ្សាយតន្ត្រី និងសៀវភៅភ្លេង។

ជំពូក ញ ៖ ព័ត៌មានវិទ្យា និងទូរគមនាគមន៍

ផ្នែក ៥៩ ៖ សកម្មភាពចេញផ្សាយភាពយន្ត ការផលិតកម្មវីដេអូទូរទស្សន៍និងវីដេអូ សកម្មភាពថតសំឡេងនិងចេញផ្សាយតន្ត្រី

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៥៩១			សកម្មភាពភាពយន្ត កម្មវិធីទូរទស្សន៍ និងវីដេអូ
	៥៩១១ ^(១)		សកម្មភាពផលិតភាពយន្ត កម្មវិធីទូរទស្សន៍ និងវីដេអូ
		៥៩១១០	សកម្មភាពផលិតភាពយន្ត កម្មវិធីទូរទស្សន៍ និងវីដេអូ ^(២)
	៥៩១២ ^(៣)		សកម្មភាពក្រោយការផលិតភាពយន្ត កម្មវិធីទូរទស្សន៍ និងវីដេអូ
		៥៩១២០	សកម្មភាពក្រោយការផលិតភាពយន្ត កម្មវិធីទូរទស្សន៍ និងវីដេអូ ^(៤)

- (១) **មិនរាប់បញ្ចូល**
- (ក) ការចម្លងខ្សែភាពយន្ត (លើកលែងតែការផលិតឡើងវិញនូវខ្សែភាពយន្តសម្រាប់ការចែកចាយតាមរោងភាពយន្ត) ព្រមទាំងការផលិតឡើងវិញនូវកាសែតខ្សែអាត់ វីដេអូ ស៊ីឌី ឌីវីឌី ពីច្បាប់ចម្លងមេ (មើល ១៨២០)
 - (ខ) ការលក់ដុំកាសែតវីដេអូ ស៊ីឌី និងឌីវីឌីដែលបានថតទុកជាមុន (មើល ៤៦៥២៥)
 - (គ) ការលក់ដុំកាសែតវីដេអូ និងស៊ីឌីមិនទាន់ថតចម្លង (មើល ៤៦៥២៥)
 - (ឃ) ការលក់រាយកាសែតវីដេអូ ស៊ីឌី និងឌីវីឌី (មើល ៤៧៦២០)
 - (ង) សកម្មភាពក្រោយការផលិត (មើល ៥៩១២០)
 - (ច) ការផលិតឡើងវិញនូវខ្សែភាពយន្តសម្រាប់ការចែកចាយតាមរោងភាពយន្ត (មើល ៥៩១២)
 - (ឆ) ការថតសំឡេង និងការថតសៀវភៅទៅជាកាសែតខ្សែអាត់ (មើល ៥៩២០)
 - (ជ) ការបង្កើតកម្មវិធីស្ថានីយទូរទស្សន៍ពេញលេញមួយ (មើល ៦០២០)
 - (ឈ) ការចាក់ផ្សាយតាមទូរទស្សន៍ (មើល ៦០២០)
 - (ញ) ការកែសម្រួលខ្សែភាពយន្តក្រៅពីសម្រាប់ឧស្សាហកម្មភាពយន្ត (មើល ៧៤២០០)
 - (ដ) សកម្មភាពឯកជនរបស់ភ្នាក់ងារ ឬទីភ្នាក់ងាររោងភាពយន្ត ឬសិល្បៈ (មើល ៧៤៩០០)
 - (ប) ការជួលកាសែតវីដេអូ និងឌីវីឌីទៅដល់សាធារណជនទូទៅ (មើល ៧៧២២០)
 - (ខ) ការផ្តល់ការផ្សាយតាមតម្រូវការនៃការផ្សាយផ្ទាល់កម្មវិធីទូរទស្សន៍ (ដែលកើតឡើងក្នុងពេលតំណាលគ្នា) ស្តីពីការប្រជុំ សន្និសីទ។ល។ (មើល ៨២៩៩០)
 - (ឈ) សកម្មភាពផ្ទាល់ខ្លួនរបស់តារាសម្តែង អ្នកគូររូបថត អ្នកដឹកនាំរឿង អ្នករចនាភាព និងអ្នកជំនាញបច្ចេកទេស (មើល ៩០០០)។

- (២) រាប់បញ្ចូល
 - (ក) ការផលិតសារពាណិជ្ជកម្មសម្រាប់វិទ្យុ ទូរទស្សន៍ និងភាពយន្ត
 - (ខ) ការផ្សាយពាណិជ្ជកម្មដែលមិនធ្វើតាមរយៈមធ្យោបាយចាក់ផ្សាយ និងសកម្មភាពរបស់បណ្ណាល័យដែលរក្សាទុកខ្សែអាត់ភាពយន្ត។ល។
- (៣) មិនរាប់បញ្ចូល
 - (ក) ការចម្លងខ្សែភាពយន្ត (លើកលែងតែការផលិតឡើងវិញនូវខ្សែភាពយន្តសម្រាប់ការចែកចាយតាមរោងរោងភាពយន្ត) ព្រមទាំងការផលិតឡើងវិញនូវកាសែតខ្សែអាត់ វីដេអូ ស៊ីឌី ឌីវីឌី ពីច្បាប់ចម្លងមេ (មើល ១៨២០)។
 - (ខ) ការលក់ដុំកាសែតវីដេអូ ស៊ីឌី និងឌីវីឌីដែលបានថតទុកជាមុន (មើល ៤៦៥២៥)
 - (គ) ការលក់ដុំកាសែតវីដេអូ និងស៊ីឌីមិនទាន់ថតចម្លង (មើល ៤៦៥២៥)
 - (ឃ) ការលក់រាយកាសែតវីដេអូ ស៊ីឌី និងឌីវីឌី (មើល ៤៧៦២០)
 - (ង) ការកែសម្រួលខ្សែភាពយន្តក្រៅពីសម្រាប់ឧស្សាហកម្មភាពយន្ត (មើល ៧៤២០០)
 - (ច) ការជួលកាសែតវីដេអូ និងឌីវីឌីទៅដល់សាធារណជនទូទៅ (មើល ៧៧២២០)
 - (ឆ) សកម្មភាពផ្ទាល់ខ្លួនរបស់តារាសម្តែង អ្នកគូររូបកំប្លែង អ្នកដឹកនាំរឿង អ្នករចនាភាគ និងអ្នកជំនាញបច្ចេកទេស (មើល ៩០០០)។
- (៤) រាប់បញ្ចូល

សកម្មភាពដូចជាការកែសម្រួល ការផ្ទេរខ្សែភាពយន្ត/កាសែត ការដាក់ចំណងជើង ការដាក់ចំណងជើងរង ការផ្តល់កិត្តិយសដល់អ្នកចូលរួមក្នុងផលិតកម្មភាពយន្ត ការផ្តល់ការផ្សាយតាមតម្រូវការ ក្រាហ្វិកដែលផលិតដោយកុំព្យូទ័រ ការបង្កើតចលនា និងកែលម្អពិសេស ការអភិវឌ្ឍនិងកែលម្អខ្សែភាពយន្ត សកម្មភាពរបស់ទីពិសោធន៍ខ្សែភាពយន្ត និងសកម្មភាពរបស់ទីពិសោធន៍ពិសេសផ្នែកភាពយន្តដីចល។

ជំពូក ញ ៖ ព័ត៌មានវិទ្យា និងទូរគមនាគមន៍

ផ្នែក ៥៩ ៖ សកម្មភាពចេញផ្សាយភាពយន្ត ការផលិតកម្មវីដេអូទូរទស្សន៍និងវីដេអូ សកម្មភាពថតសំឡេងនិងចេញផ្សាយតន្ត្រី

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៥៩១៣ ^(១)		សកម្មភាពចែកចាយភាពយន្ត កម្មវិធីទូរទស្សន៍ និងវីដេអូ
		៥៩១៣០	សកម្មភាពចែកចាយភាពយន្ត កម្មវិធីទូរទស្សន៍ និងវីដេអូ ^(២)
	៥៩១៤		សកម្មភាពចាក់បញ្ចាំងភាពយន្ត
		៥៩១៤០	ប្រតិបត្តិការរបស់រោងភាពយន្ត សកម្មភាពចាក់បញ្ចាំងភាពយន្ត ^(៣)
៥៩២			សកម្មភាពថតសំឡេង និងចេញផ្សាយតន្ត្រី
	៥៩២០ ^(៤)		សកម្មភាពថតសំឡេង និងចេញផ្សាយតន្ត្រី
		៥៩២០០	សកម្មភាពថតសំឡេង និងចេញផ្សាយតន្ត្រី

- (១) **មិនរាប់បញ្ចូល**
 - (ក) ការចម្លងខ្សែភាពយន្ត (លើកលែងតែការផលិតឡើងវិញនូវខ្សែភាពយន្តសម្រាប់ការចែកចាយតាមរោងភាពយន្ត) ព្រមទាំងការផលិតឡើងវិញនូវកាសែតខ្សែអាត់ វីដេអូ ស៊ីឌី ឌីវីឌី ពីច្បាប់ចម្លងមេ (មើល ១៨២០)
 - (ខ) ការផលិតឡើងវិញនូវខ្សែភាពយន្តសម្រាប់ការចែកចាយតាមរោងភាពយន្ត (មើល ៥៩១២)។
- (២) **រាប់បញ្ចូល**
 - (ក) សកម្មភាពនៃការស្វែងរកសិទ្ធិចែកចាយ និងការចែកចាយខ្សែភាពយន្ត ការសែតវីដេអូ ឌីវីឌី និងផលិតផលប្រហាក់ប្រហែល ទៅឲ្យរោងភាពយន្តបណ្តាញនិងស្ថានីយទូរទស្សន៍ និងអ្នកតាំងពិព័រណ៍
 - (ខ) ការស្វែងរកសិទ្ធិចែកចាយខ្សែភាពយន្ត កាសែតវីដេអូ និងឌីវីឌី។
- (៣) **រាប់បញ្ចូល** ការបញ្ចាំងខ្សែភាពយន្ត ឬវីដេអូនៅក្នុងរោងភាពយន្ត នៅក្នុងទីវាល ឬកន្លែងចាក់បញ្ចាំងផ្សេងទៀត និងក្តីបរោងភាពយន្ត។
- (៤) **រាប់បញ្ចូល**
 - (ក) ការផលិតឧបករណ៍ថតសំឡេងដើម ដូចជាកាសែតខ្សែអាត់ ស៊ីឌី
 - (ខ) សកម្មភាពសេវាកម្មថតសំឡេងនៅក្នុងស្នូឌីយោ ឬកន្លែងផ្សេងៗទៀត ដូចជាការផលិតកម្មវីដេអូ ខ្សែអាត់សម្រាប់ភាពយន្ត និងទូរទស្សន៍ដែលថតទុកជាមុន (មិនផ្សាយផ្ទាល់) ជាដើម
 - (គ) សកម្មភាពចេញផ្សាយតន្ត្រី ដូចជាសកម្មភាពទទួលបាន និងចុះបញ្ជីសិទ្ធិអ្នកនិពន្ធសម្រាប់ការតែងតន្ត្រី, ការផ្សព្វផ្សាយ ការផ្តល់សិទ្ធិ និងការប្រើប្រាស់ការតែងតន្ត្រីទាំងនេះ សម្រាប់ការថតសំឡេង វិទ្យុ ទូរទស្សន៍ ភាពយន្ត ការសម្តែងផ្ទាល់ ការបោះពុម្ពលើក្រដាស និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត, ការចែកចាយការថតសំឡេងទៅដល់អ្នកលក់ដុំ អ្នកលក់រាយ ឬសាធារណជនដោយផ្ទាល់។

ផ្នែក ៦០ ៖ សកម្មភាពផ្សាយ និងបង្កើតកម្មវិធី

ផ្នែកនេះរាប់បញ្ចូលសកម្មភាពបង្កើតមាតិកា ឬការទិញកម្មសិទ្ធិដើម្បីចែកចាយមាតិកា និងផ្សព្វផ្សាយមាតិកានោះជាបន្តបន្ទាប់ ដូចជា តាមវិទ្យុ ទូរទស្សន៍ កម្មវិធីកម្សាន្ត ព័ត៌មាន និងការពិភាក្សាជាដើម។ ទិន្នន័យផ្សាយដែលត្រូវបានបញ្ចូលជាមួយការផ្សាយវិទ្យុ ឬទូរទស្សន៍ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។ ការផ្សាយអាចធ្វើទៅបាន ដោយប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗដូចជា តាមរយៈរលកធាតុអាកាស ផ្កាយរណប បណ្តាញខ្សែកាប ឬអ៊ីនធឺណែត។ ផ្នែកនេះក៏រាប់បញ្ចូលផងដែរ នូវការផលិតកម្មវិធីដែលជាធម្មតាការផ្សាយមានលក្ខណៈចង្អៀត (មានដែនកំណត់ ដូចជាកម្មវិធីព័ត៌មាន កីឡា អប់រំ ឬកម្មវិធីសម្រាប់យុវជន) ដោយផ្អែកតាមការភ្ជាប់សេវា ឬកម្រៃឈ្នួលជាមួយភាគីទីបី សម្រាប់ការផ្សាយជាបន្តបន្ទាប់ដល់សាធារណជន។

ផ្នែកនេះមិនរាប់បញ្ចូលការចែកចាយកម្មវិធីតាមខ្សែកាប ឬកម្មវិធីភ្ជាប់សេវាផ្សេងទៀតនោះទេ (មើលផ្នែក ៦១)។

ក្រុម ៦០១ ៖ ការផ្សាយវិទ្យុ

ក្រុមនេះរាប់បញ្ចូលសកម្មភាពផ្សាយរលកសំឡេង តាមរយៈស្នូឌីយោការផ្សាយវិទ្យុ និងឧបករណ៍បញ្ជូនកម្មវិធីសំឡេងទៅដល់សាធារណជន សមាជិក ឬអ្នកភ្ជាប់សេវា។ សកម្មភាពរបស់បណ្តាញវិទ្យុ ដូចជា ការតម្លើង និងបញ្ជូនកម្មវិធីសំឡេងទៅដល់សមាជិក ឬអ្នកភ្ជាប់សេវាតាមរយៈការផ្សាយតាមរលកធាតុអាកាស ខ្សែកាប ឬផ្កាយរណប ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

សកម្មភាពផ្សាយវិទ្យុតាមអ៊ីនធឺណែត (ស្ថានីយវិទ្យុអ៊ីនធឺណែត) ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងក្រុមនេះផងដែរ។ ជាមួយគ្នានេះដែរ ទិន្នន័យផ្សាយដែលបញ្ចូលគ្នាជាមួយការផ្សាយវិទ្យុក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ក្រុម ៦០២ ៖ សកម្មភាពបង្កើតកម្មវិធី និងការផ្សាយទូរទស្សន៍

ក្រុមនេះរាប់បញ្ចូលការបង្កើតស្ថានីយទូរទស្សន៍ដែលបំពាក់ដោយកម្មវិធីពេញលេញមួយ ដែលទាញចេញពីសមាសភាគនៃកម្មវិធីដែលទិញ (ឧ. ខ្សែភាពយន្ត ភាពយន្តឯកសារជាដើម) សមាសភាគនៃកម្មវិធីដែលផលិតដោយខ្លួនឯង (ឧ. ព័ត៌មានក្នុងស្រុក របាយការណ៍ផ្សាយផ្ទាល់) ឬជាការបញ្ចូលគ្នានៃសមាសភាគពីរខាងលើនេះ។

ស្ថានីយទូរទស្សន៍ដែលបំពាក់ដោយកម្មវិធីពេញលេញនេះ អាចចាក់ផ្សាយដោយអង្គភាពដែលផលិត ឬផលិតសម្រាប់បញ្ជូនឲ្យចាក់ផ្សាយដោយភាគីទីបី ដូចជា ក្រុមហ៊ុនខ្សែកាប ឬអ្នកផ្តល់សេវាកម្មទូរទស្សន៍តាមផ្កាយរណប។

ការបង្កើតកម្មវិធីអាចមានលក្ខណៈទូទៅ ឬឯកទេស (ឧ. មានដែនកំណត់ ដូចជា កម្មវិធីព័ត៌មាន កីឡា ការអប់រំ ឬកម្មវិធីសម្រាប់យុវជន) អាចផ្សាយដល់អ្នកប្រើប្រាស់ដោយសេរី ឬអាចផ្សាយដោយផ្អែកលើមូលដ្ឋាននៃការភ្ជាប់សេវាតែប៉ុណ្ណោះ។

ការបង្កើតកម្មវិធីរបស់ស្ថានីយដែលបម្រើដៃអ្នកតាមតម្រូវការ និងទិន្នន័យផ្សាយដែលបញ្ចូលជាមួយការផ្សាយទូរទស្សន៍ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ជំពូក ញ : ព័ត៌មានវិទ្យា និងទូរគមនាគមន៍

ផ្នែក ៦០ : សកម្មភាពផ្សាយ និងបង្កើតកម្មវិធី

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦០១			ការផ្សាយវិទ្យុ
	៦០១០ ^(១)		ការផ្សាយវិទ្យុ
		៦០១០០	ការផ្សាយវិទ្យុ
៦០២			សកម្មភាពបង្កើតកម្មវិធី និងការផ្សាយទូរទស្សន៍
	៦០២០ ^(២)		សកម្មភាពបង្កើតកម្មវិធី និងការផ្សាយទូរទស្សន៍
		៦០២០០	សកម្មភាពបង្កើតកម្មវិធី និងការផ្សាយទូរទស្សន៍

- (១) **រាប់បញ្ចូល**
- (ក) ការផ្សាយរលកសំឡេងតាមរយៈស្ទូឌីយោផ្សាយវិទ្យុ និងឧបករណ៍សម្រាប់បញ្ជូនកម្មវិធីសំឡេងទៅសាធារណជន សមាជិក ឬអ្នកភ្ជាប់សេវា
 - (ខ) សកម្មភាពរបស់បណ្តាញវិទ្យុដូចជា ការតម្លើង និងបញ្ជូនកម្មវិធីសំឡេងទៅដល់សមាជិក ឬអ្នកភ្ជាប់សេវាតាមរយៈការផ្សាយតាមរលកធាតុអាកាស ខ្សែកាប ឬផ្កាយរណប
 - (គ) សកម្មភាពផ្សាយវិទ្យុតាមអ៊ីនធឺណែត (ស្ថានីយវិទ្យុអ៊ីនធឺណែត)
 - (ឃ) ទិន្នន័យផ្សាយដែលបញ្ចូលគ្នាជាមួយការផ្សាយវិទ្យុ។
- មិនរាប់បញ្ចូល** ការផលិតកម្មវិធីវិទ្យុដែលថតទុកជាមុន (មើល ៥៩២០)។
- (២) **រាប់បញ្ចូល**
- (ក) ការបង្កើតស្ថានីយទូរទស្សន៍ដែលបំពាក់ដោយកម្មវិធីពេញលេញមួយ ដែលទាញចេញពីសមាសភាគនៃកម្មវិធីដែលទិញ (ឧ. ខ្សែភាពយន្ត ភាពយន្តឯកសារ ជាដើម) សមាសភាគនៃកម្មវិធីដែលផលិតដោយខ្លួនឯង (ឧ. ព័ត៌មានក្នុងស្រុក របាយការណ៍ផ្សាយផ្ទាល់) ឬជាការបញ្ចូលគ្នានៃសមាសភាគពីរខាងលើនេះ
 - (ខ) ការបង្កើតកម្មវិធីរបស់ស្ថានីយដែលបម្រើដៃអ្នកតម្រូវការ
 - (គ) ទិន្នន័យផ្សាយដែលបញ្ចូលជាមួយការផ្សាយទូរទស្សន៍។
- មិនរាប់បញ្ចូល**
- (ក) ការផលិតធាតុផ្សំនៃកម្មវិធីទូរទស្សន៍ (ឧ. ខ្សែភាពយន្ត ភាពយន្តឯកសារ ការផ្សាយពាណិជ្ជកម្ម) (មើល ៥៩១១)
 - (ខ) ការផ្តល់សេវាកម្មស្ថានីយទូរទស្សន៍ជាកញ្ចប់ និងការចែកចាយកញ្ចប់សេវាកម្មនោះតាមរយៈខ្សែកាប ឬផ្កាយរណបទៅដល់ទស្សនិកជន (មើលផ្នែក ៦១)។

ផ្នែក ៦១ ៖ ទូរគមនាគមន៍

ផ្នែកនេះរាប់បញ្ចូលសកម្មភាពសេវាកម្មទូរគមនាគមន៍ និងសេវាកម្មពាក់ព័ន្ធចៀត ដូចជា ការបញ្ជូនសំឡេង ទិន្នន័យ អត្ថបទ សូរស័ព្ទ និងវីដេអូ។ ឧបករណ៍បញ្ជូនបម្រើឲ្យ សកម្មភាពទាំងនេះអាចផ្អែកលើបច្ចេកវិទ្យាទោល ឬការរួមបញ្ចូលបច្ចេកវិទ្យានានា។ ភាពរួម នៃសកម្មភាពដែលចាត់ថ្នាក់នៅក្នុងផ្នែកនេះ គឺការបញ្ជូនមាតិកា ដោយពុំជាប់ទាក់ទងនឹង សកម្មភាពនៃការបង្កើតមាតិកាទេ។ បំណែងចែកនៅក្នុងផ្នែកនេះ គឺផ្អែកលើប្រភេទនៃ ឧបករណ៍ទូរគមនាគមន៍ដែលយកមកប្រើ។

ក្នុងករណីនៃការបញ្ជូនរលកសញ្ញាទូរទស្សន៍ ចំណុចនេះអាចរាប់បញ្ចូលការច្របាច់ បញ្ចូលគ្នា នូវប៉ុស្តិ៍ទូរទស្សន៍ដែលមានកម្មវិធីពេញលេញ (ដែលបង្កើតនៅក្នុងផ្នែក ៦០) ទៅជា កញ្ចប់កម្មវិធីសម្រាប់ការចែកចាយ។

ក្រុម ៦១១ ៖ សកម្មភាពទូរគមនាគមន៍មានខ្សែ

ក្រុមនេះរាប់បញ្ចូលសកម្មភាពនៃការប្រតិបត្តិ ការថែរក្សា ឬការផ្តល់ការប្រើប្រាស់ ឧបករណ៍សម្រាប់បញ្ជូនសំឡេង ទិន្នន័យ អត្ថបទ សូរស័ព្ទ និងវីដេអូ ដោយប្រើប្រាស់ប្រព័ន្ធ ទូរគមនាគមន៍មានខ្សែ។ ឧបករណ៍បញ្ជូនបម្រើឲ្យសកម្មភាពទាំងនេះអាចផ្អែកលើបច្ចេកវិទ្យា ទោល ឬការរួមបញ្ចូលបច្ចេកវិទ្យានានា។

សកម្មភាពទាំងនេះរួមមាន ៖ (១) ការប្រតិបត្តិ និងការថែរក្សាឧបករណ៍ផ្លាស់ប្តូរ និង បញ្ជូន ដើម្បីផ្តល់ទំនាក់ទំនងពីចំណុចមួយទៅចំណុចមួយទៀត តាមរយៈខ្សែរត់លើដី រលក បញ្ជូនខ្លី ឬការរួមបញ្ចូលគ្នាខ្សែរត់លើដី និងប្រព័ន្ធផ្កាយរណប, (២) ការប្រតិបត្តិប្រព័ន្ធបញ្ជូន តាមខ្សែកាប (ឧ. សម្រាប់ការចែកចាយទិន្នន័យ និងរលកសញ្ញាទូរទស្សន៍), និង (៣) ការផ្តល់ ទូរលេខ និងទំនាក់ទំនងមិនប្រើសំឡេងផ្សេងទៀតដោយប្រើឧបករណ៍ផ្ទាល់របស់ពួកគេ។

ការទិញសមត្ថភាពភ្ជាប់ និងបណ្តាញពីកម្មសិទ្ធិករ និងប្រតិបត្តិករនៃបណ្តាញ និងការ ផ្តល់សេវាកម្មទូរគមនាគមន៍ ដោយប្រើប្រាស់សមត្ថភាពនេះទៅដល់អាជីវកម្ម និងទៅតាមផ្ទះ ត្រូវបានរាប់បញ្ចូលនៅក្នុងក្រុមនេះ។

ក្រុមនេះក៏រាប់បញ្ចូល ការផ្តល់សេវាកម្មអ៊ីនធឺណែត ដោយប្រតិបត្តិករដែលប្រើប្រព័ន្ធ ទូរគមនាគមន៍មានខ្សែផងដែរ។

ក្រុម ៦១២ ៖ សកម្មភាពទូរគមនាគមន៍ឥតខ្សែ

ក្រុមនេះរាប់បញ្ចូលសកម្មភាពនៃការប្រតិបត្តិ ការថែរក្សា ឬការផ្តល់ការប្រើប្រាស់ ឧបករណ៍សម្រាប់បញ្ជូនសំឡេង ទិន្នន័យ អត្ថបទ សូរស័ព្ទ និងវីដេអូ ដោយប្រើប្រាស់ប្រព័ន្ធ ទូរគមនាគមន៍ឥតខ្សែ។ ឧបករណ៍ទាំងនេះ ផ្តល់នូវការបញ្ជូនគ្រប់ទិសដៅតាមរយៈរលកធាតុ អាកាស ហើយឧបករណ៍ទាំងនេះអាចផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាទោល ឬការរួមបញ្ចូល បច្ចេកវិទ្យានានា។ សកម្មភាពថែរក្សា និងប្រតិបត្តិប្រព័ន្ធរក្សានិងទាញទិន្នន័យពីអង្គចងចាំ ព្រមទាំងបណ្តាញទូរគមនាគមន៍ចល័តនិងឥតខ្សែផ្សេងៗ ត្រូវបានរាប់បញ្ចូលក្នុងផ្នែកនេះ។

ការទិញសមត្ថភាពភ្ជាប់ និងបណ្តាញពីកម្មសិទ្ធិករ និងប្រតិបត្តិករនៃបណ្តាញ និងការ ផ្តល់សេវាកម្មទូរគមនាគមន៍ឥតខ្សែ (លើកលែងតែផ្កាយរណប) ដោយប្រើប្រាស់សមត្ថភាព នេះទៅដល់អាជីវកម្ម និងទៅតាមផ្ទះ ត្រូវបានរាប់បញ្ចូលនៅក្នុងក្រុមនេះ។

ក្រុមនេះក៏រាប់បញ្ចូលផងដែរ នូវការផ្តល់សេវាកម្មអ៊ីនធឺណែត ដោយប្រតិបត្តិករដែល ប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ឥតខ្សែ។

ក្រុម ៦១៣ ៖ សកម្មភាពទូរគមនាគមន៍ផ្កាយរណប

ក្រុមនេះរាប់បញ្ចូលសកម្មភាពនៃការប្រតិបត្តិ ការថែរក្សា ឬការផ្តល់ការប្រើប្រាស់ ឧបករណ៍សម្រាប់បញ្ជូនសំឡេង ទិន្នន័យ អត្ថបទ សូរស័ព្ទ និងវីដេអូ ដោយប្រើប្រាស់ប្រព័ន្ធ ទូរគមនាគមន៍ផ្កាយរណប។

ក្រុមនេះក៏រាប់បញ្ចូលការបញ្ជូនកម្មវិធីជារូបភាព សំឡេង ឬអត្ថបទ ដែលទទួលបានពី បណ្តាញខ្សែកាប ស្ថានីយទូរទស្សន៍ក្នុងស្រុក ឬបណ្តាញវិទ្យុ ទៅដល់អតិថិជន តាមរយៈ ប្រព័ន្ធផ្កាយរណបបញ្ជូនដល់ផ្ទះ។ ជាទូទៅ អង្គភាពដែលចាត់ថ្នាក់ក្នុងក្រុមនេះ មិនបង្កើតស ម្ភារៈផលិតកម្មវិធីនោះទេ។

ក្រុមនេះក៏រាប់បញ្ចូលផងដែរ នូវការផ្តល់សេវាកម្មអ៊ីនធឺណែត ដោយប្រតិបត្តិករដែល ប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ផ្កាយរណប។

ក្រុម ៦១៤ ៖ សកម្មភាពទូរគមនាគមន៍ផ្សេងទៀត

ក្រុមនេះរាប់បញ្ចូល ការផ្គត់ផ្គង់កម្មវិធីទូរគមនាគមន៍ឯកទេស ដូចជាការឃ្នាំមើល ផ្កាយរណប ទូរមាត្រវិធីនៃទំនាក់ទំនង និងប្រតិបត្តិការស្ថានីយរ៉ាដា, ការប្រតិបត្តិស្ថានីយ ចំណុចផ្កាយរណប និងឧបករណ៍ពាក់ព័ន្ធដែលប្រតិបត្តិការភ្ជាប់ទៅនឹងប្រព័ន្ធទំនាក់ទំនងនៅ លើដីមួយឬច្រើនកន្លែង ដែលមានសមត្ថភាពបញ្ជូន ឬទទួលទូរគមនាគមន៍ពីប្រព័ន្ធផ្កាយ រណប, ការផ្តល់សេវាកម្មអ៊ីនធឺណែតតាមរយៈបណ្តាញរវាងអតិថិជន និងអ្នកផ្តល់សេវាកម្ម

ដែលបណ្តាញនេះមិនមែនជាកម្មសិទ្ធិរបស់ ឬគ្រប់គ្រងដោយអ្នកផ្តល់សេវាកម្ម ដូចជា ការផ្តល់សេវាកម្មអ៊ីនធឺណែតមានខ្សែជាដើម, ការផ្តល់សេវាទូរស័ព្ទនិងអ៊ីនធឺណែតនៅកន្លែងដែលបើកទូលាយដល់សាធារណជន, និង ការផ្តល់សេវាទូរគមនាគមន៍តាមរយៈបណ្តាញភ្ជាប់ទូរគមនាគមន៍ដែលមានស្រាប់ដូចជាការផ្តល់សេវាកម្មវីអូអាយភី (VOIP: ពិធីសារអ៊ីនធឺណែតដោយសំឡេង) និងអ្នកលក់បន្តនូវសេវាទូរគមនាគមន៍ (ឧ. ការទិញ និងការលក់បន្តនូវសមត្ថភាពបណ្តាញដោយគ្មានការផ្តល់សេវាកម្មបន្ថែម)។

ជំពូក ញ ៖ ព័ត៌មានវិទ្យា និងទូរគមនាគមន៍

ផ្នែក ៦១ ៖ ទូរគមនាគមន៍

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦១១			សកម្មភាពទូរគមនាគមន៍មានខ្សែ
	៦១១០		សកម្មភាពទូរគមនាគមន៍មានខ្សែ
		៦១១០០ ^(១)	សេវាកម្មទូរគមនាគមន៍មានខ្សែ
៦១២			សកម្មភាពទូរគមនាគមន៍គេងខ្សែ
	៦១២០		សកម្មភាពទូរគមនាគមន៍គេងខ្សែ
		៦១២០០ ^(២)	សេវាកម្មទូរគមនាគមន៍គេងខ្សែ
(១)	រាប់បញ្ចូល	(ក)	ការប្រតិបត្តិ ការថែរក្សា ឬការផ្តល់ការប្រើប្រាស់ឧបករណ៍ សម្រាប់បញ្ជូនសំឡេង ទិន្នន័យ អត្ថបទ សូរស័ព្ទ និងវីដេអូ ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍មានខ្សែ រាប់បញ្ចូលការប្រតិបត្តិ និងការថែរក្សាឧបករណ៍ផ្លាស់ប្តូរ និងបញ្ជូន ដើម្បីផ្តល់ទំនាក់ទំនងពីចំណុចមួយទៅចំណុចមួយទៀតតាមរយៈខ្សែរត់លើដី រលកបញ្ជូនខ្លី ឬការរួមបញ្ចូលគ្នារវាងខ្សែរត់លើដី និងឧបករណ៍ផ្លាយរលាប, ការប្រតិបត្តិប្រព័ន្ធបញ្ជូនតាមខ្សែកាប (ឧ. សម្រាប់ការចែកចាយទិន្នន័យ និងរលកសញ្ញាទូរទស្សន៍), និងការផ្តល់ទូរលេខ និងទំនាក់ទំនងមិនប្រើសំឡេងផ្សេងទៀត ដោយប្រើឧបករណ៍ផ្ទាល់របស់ពួកគេ
		(ខ)	ការទិញសមត្ថភាពភ្ជាប់ និងបណ្តាញពីកម្មសិទ្ធិករ និងប្រតិបត្តិករនៃបណ្តាញ និងការផ្តល់សេវាកម្មទូរគមនាគមន៍ ដោយប្រើប្រាស់សមត្ថភាពនេះទៅដល់អាជីវកម្ម និងទៅតាមផ្ទះ
		(គ)	ការផ្តល់សេវាកម្មអ៊ីនធឺណែត ដោយប្រតិបត្តិករដែលប្រើប្រព័ន្ធទូរគមនាគមន៍មានខ្សែ។
	មិនរាប់បញ្ចូល		អ្នកលក់បន្តនូវសេវាកម្មទូរគមនាគមន៍ (មើល ៦១៩០)។
(២)	រាប់បញ្ចូល	(ក)	ការប្រតិបត្តិ ការថែរក្សា ឬការផ្តល់ការប្រើប្រាស់ឧបករណ៍សម្រាប់បញ្ជូនសំឡេង ទិន្នន័យ អត្ថបទ សូរស័ព្ទ និងវីដេអូ ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍គេងខ្សែ
		(ខ)	ការថែរក្សា និងប្រតិបត្តិបណ្តាញទូរគមនាគមន៍ចល័តនិងគេងខ្សែផ្សេងទៀត
		(គ)	ការទិញសមត្ថភាពភ្ជាប់ និងបណ្តាញពីកម្មសិទ្ធិករ និងប្រតិបត្តិករនៃបណ្តាញ និងការផ្តល់សេវាកម្មទូរគមនាគមន៍គេងខ្សែ (លើកលែងតែផ្កាយរលាប) ដោយប្រើប្រាស់សមត្ថភាពនេះទៅដល់អាជីវកម្ម និងទៅតាមផ្ទះ
		(ឃ)	ការផ្តល់សេវាកម្មអ៊ីនធឺណែតដោយប្រតិបត្តិករដែលប្រើប្រព័ន្ធទូរគមនាគមន៍គេងខ្សែ។
	មិនរាប់បញ្ចូល		អ្នកលក់បន្តនូវសេវាកម្មទូរគមនាគមន៍ (មើល ៦១៩០)។

ជំពូក ញ : ព័ត៌មានវិទ្យា និងទូរគមនាគមន៍

ផ្នែក ៦១ : ទូរគមនាគមន៍

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦១៣	៦១៣០ ^(១)	៦១៣០០	សកម្មភាពទូរគមនាគមន៍ផ្កាយរណប សកម្មភាពទូរគមនាគមន៍ផ្កាយរណប
៦១៩	៦១៩០ ^(២)	៦១៩០១	សកម្មភាពទូរគមនាគមន៍ផ្សេងទៀត សកម្មភាពទូរគមនាគមន៍ផ្សេងទៀត
		៦១៩០៩	ហាងការហ្វេស៊ីនធីណែត ការផ្តល់សេវាកម្មអ៊ីនធីណែតនៅកន្លែងដែលបើកទូលាយដល់សាធារណជន
		៦១៩០៩	សកម្មភាពទូរគមនាគមន៍ផ្សេងទៀត ដែលពុំបានរាប់បញ្ចូល
(១)	រាប់បញ្ចូល	(ក)	ការប្រតិបត្តិ ការថែរក្សា ឬការផ្តល់ការប្រើប្រាស់ឧបករណ៍សម្រាប់បញ្ជូនសំឡេង ទិន្នន័យ អត្ថបទ សូរស័ព្ទ និងវីដេអូ ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ផ្កាយរណប
		(ខ)	ការបញ្ជូនកម្មវិធីជាប្រភេទ សំឡេង ឬអត្ថបទដែលទទួលបានពីបណ្តាញខ្សែកាបស្ថានីយទូរទស្សន៍ក្នុងស្រុក ឬបណ្តាញវិទ្យុទៅដល់អតិថិជនតាមរយៈប្រព័ន្ធផ្កាយរណបបញ្ជូនដល់ផ្ទះ (ជាទូទៅ អង្គភាពដែលចាត់ថ្នាក់ក្នុងក្រុមនេះមិនបង្កើតសម្ភារៈផលិតកម្មវិធីនោះទេ)
		(គ)	ការផ្តល់សេវាកម្មអ៊ីនធីណែតដោយប្រតិបត្តិករដែលប្រើប្រព័ន្ធទូរគមនាគមន៍ផ្កាយរណប។
	មិនរាប់បញ្ចូល		អ្នកលក់បន្តនូវសេវាកម្មទូរគមនាគមន៍ (មើល ៦១៩០៣)។
(២)	រាប់បញ្ចូល	(ក)	ការផ្គត់ផ្គង់កម្មវិធីទូរគមនាគមន៍ឯកទេស (ឧ. ការឃ្នាំមើលផ្កាយរណបទូរមាត្រវិធីនៃទំនាក់ទំនង និងប្រតិបត្តិការស្ថានីយវ៉ាដា)
		(ខ)	ប្រតិបត្តិការស្ថានីយចំណុចផ្កាយរណប និងឧបករណ៍ពាក់ព័ន្ធដែលប្រតិបត្តិការភ្ជាប់ទៅនឹងប្រព័ន្ធទំនាក់ទំនងនៅលើដីមួយឬច្រើនកន្លែង ដែលមានសមត្ថភាពបញ្ជូន ឬទទួលទូរគមនាគមន៍ពីប្រព័ន្ធផ្កាយរណប
		(គ)	ការផ្តល់សេវាកម្មអ៊ីនធីណែតតាមរយៈបណ្តាញរវាងអតិថិជន និងអ្នកផ្តល់សេវាកម្ម ដែលបណ្តាញនេះមិនមែនជាកម្មសិទ្ធិរបស់ ឬគ្រប់គ្រងដោយអ្នកផ្តល់សេវាកម្ម (ឧ. ការផ្តល់សេវាកម្មអ៊ីនធីណែតមានខ្សែ។ល។)
		(ឃ)	ការផ្តល់សេវាទូរស័ព្ទ និងអ៊ីនធីណែតនៅកន្លែងដែលបើកទូលាយដល់សាធារណជន
		(ង)	ការផ្តល់សេវាទូរគមនាគមន៍តាមរយៈបណ្តាញភ្ជាប់ទូរគមនាគមន៍ដែលមានស្រាប់ ដូចជាការផ្តល់សេវាកម្មវីអូអាយភី (VOIP: ពិធីសារអ៊ីនធីណែតដោយសំឡេង)
		(ច)	អ្នកលក់បន្តនូវសេវាទូរគមនាគមន៍ (ឧ. ការទិញ និងការលក់បន្តនូវសមត្ថភាពបណ្តាញដោយគ្មានការផ្តល់សេវាកម្មបន្ថែម)។
	មិនរាប់បញ្ចូល		ការផ្តល់សេវាកម្មអ៊ីនធីណែតដោយប្រតិបត្តិករនៃប្រព័ន្ធទូរគមនាគមន៍ (មើល ៦១១០, ៦១២០, ៦១៣០)។

ផ្នែក ៦២ ៖ ការបង្កើតកម្មវិធីកុំព្យូទ័រ ការពិគ្រោះយោបល់ និងសកម្មភាពពាក់ព័ន្ធ

ផ្នែកនេះរាប់បញ្ចូលនូវ សកម្មភាពនៃការផ្តល់ជំនាញការ ខាងផ្នែកព័ត៌មានវិទ្យា ដូចជា ការសរសេរ ការកែសម្រួល ការសាកល្បង និងការថែទាំកម្មវិធីកុំព្យូទ័រដើម្បីបំពេញតម្រូវការរបស់ក្រុមអតិថិជនគោលដៅណាមួយ, ការធ្វើផែនការ និងការរចនាប្រព័ន្ធកុំព្យូទ័រដែលរួមបញ្ចូលផ្នែករឹង ផ្នែកទន់ និងបច្ចេកវិទ្យាទំនាក់ទំនង, ការគ្រប់គ្រង និងការប្រតិបត្តិប្រព័ន្ធកុំព្យូទ័រ ឬឧបករណ៍ដំណើរការទិន្នន័យរបស់អតិថិជននៅនឹងកន្លែង, ការផ្តល់ប្រព័ន្ធឬឧបករណ៍សម្រាប់សេវាកម្មបង្ហោះវេបសាយ និងដំណើរការទិន្នន័យ, និងសកម្មភាពវិជ្ជាជីវៈ និងបច្ចេកទេស ដែលពាក់ព័ន្ធនឹងកុំព្យូទ័រដទៃទៀត។

ក្រុម ៦២០ ៖ ការបង្កើតកម្មវិធីកុំព្យូទ័រ ការពិគ្រោះយោបល់ និងសកម្មភាពពាក់ព័ន្ធ

ក្រុមនេះរាប់បញ្ចូលនូវ សកម្មភាពនៃការផ្តល់ជំនាញការ ខាងផ្នែកព័ត៌មានវិទ្យា ដូចជា ការសរសេរ ការកែសម្រួល ការសាកល្បង និងការថែទាំកម្មវិធីកុំព្យូទ័រដើម្បីបំពេញតម្រូវការរបស់ក្រុមអតិថិជនគោលដៅណាមួយ, ការធ្វើផែនការ និងការរចនាប្រព័ន្ធកុំព្យូទ័រដែលរួមបញ្ចូលផ្នែករឹង ផ្នែកទន់ និងបច្ចេកវិទ្យាទំនាក់ទំនង, ការគ្រប់គ្រង និងការប្រតិបត្តិប្រព័ន្ធកុំព្យូទ័រ ឬឧបករណ៍ដំណើរការទិន្នន័យរបស់អតិថិជននៅនឹងកន្លែង, ការផ្តល់ប្រព័ន្ធឬឧបករណ៍សម្រាប់សេវាកម្មបង្ហោះវេបសាយ និងដំណើរការទិន្នន័យ, និងសកម្មភាពវិជ្ជាជីវៈ និងបច្ចេកទេស ដែលពាក់ព័ន្ធនឹងកុំព្យូទ័រដទៃទៀត។

ជំពូក ញ ៖ ព័ត៌មានវិទ្យា និងទូរគមនាគមន៍

ផ្នែក ៦២ ៖ ការបង្កើតកម្មវិធីកុំព្យូទ័រ ការពិគ្រោះយោបល់ និងសកម្មភាពពាក់ព័ន្ធ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦២០			ការបង្កើតកម្មវិធីកុំព្យូទ័រ ការពិគ្រោះយោបល់ និងសកម្មភាពពាក់ព័ន្ធ
	៦២០១ ^(១)		សកម្មភាពបង្កើតកម្មវិធីកុំព្យូទ័រ
		៦២០១០	សកម្មភាពបង្កើតកម្មវិធីកុំព្យូទ័រ ^(២)
	៦២០២ ^(៣)		សកម្មភាពពិគ្រោះយោបល់កុំព្យូទ័រ និងការគ្រប់គ្រងសម្ភារៈកុំព្យូទ័រ
		៦២០២០	សកម្មភាពពិគ្រោះយោបល់កុំព្យូទ័រ និងការគ្រប់គ្រងសម្ភារៈកុំព្យូទ័រ ^(៤)
	៦២០៩ ^(៥)		សកម្មភាពព័ត៌មានវិទ្យា និងសេវាកម្មកុំព្យូទ័រផ្សេងទៀត
		៦២០៩០	សកម្មភាពសេវាកម្មព័ត៌មានវិទ្យាផ្សេងទៀត ដែលពុំបានរាប់បញ្ចូល ^(៦)
(១)	រាប់បញ្ចូល	(ក)	ការបង្កើតរចនាសម្ព័ន្ធ និងមាតិកា និង/ឬការសរសេរកូដកុំព្យូទ័រដើម្បីបង្កើត និងអនុវត្តកម្មវិធីផ្នែកទុនរបស់ប្រព័ន្ធកុំព្យូទ័រ (រាប់បញ្ចូលការធ្វើបច្ចុប្បន្នកម្ម និងការជួសជុល) កម្មវិធីផ្នែកទុន (រាប់បញ្ចូលការធ្វើបច្ចុប្បន្នកម្ម និងការជួសជុល) បណ្តុំទិន្នន័យ និងវេបសាយ
		(ខ)	ការបង្កើតកម្មវិធីកុំព្យូទ័រដែលបំពេញតាមតម្រូវការរបស់អតិថិជន (ឧ. ការកែតម្រូវ និងការកែរូបសណ្ឋានកម្មវិធីដែលមានស្រាប់មួយឲ្យបំពេញមុខងារតាមបរិបទប្រព័ន្ធព័ត៌មានរបស់អតិថិជន)។
	មិនរាប់បញ្ចូល	(ក)	ការចេញផ្សាយកម្មវិធីកុំព្យូទ័រដែលបានបង្កើតស្រាប់ (មើល ៥៨២០)
		(ខ)	ការធ្វើផែនការ និងការរចនាប្រព័ន្ធកុំព្យូទ័រដែលរួមបញ្ចូលផ្នែករឹង ផ្នែកទន់ និងបច្ចេកវិទ្យាទំនាក់ទំនង បើទោះបីជាការផ្តល់សេវាកម្មផ្នែកទន់ជាសកម្មភាពស្នូល (មើល ៦២០២០)។
(២)	រាប់បញ្ចូល	(ក)	សកម្មភាពសរសេរ កែសម្រួល សាកល្បង និងថែទាំកម្មវិធីកុំព្យូទ័រដើម្បីបំពេញតម្រូវការរបស់ក្រុមអតិថិជនគោលដៅណាមួយ (ការបង្កើតកម្មវិធីកុំព្យូទ័រដែលបំពេញតាមតម្រូវការរបស់អតិថិជន)
		(ខ)	ការផលិតកម្មវិធីកុំព្យូទ័រដែលមិនជាប់ទាក់ទងជាមួយនឹងការចេញផ្សាយ
		(គ)	ការសរសេរកម្មវិធីកុំព្យូទ័រសម្រាប់ការកម្សាន្តហ្គេមវីដេអូ
		(ឃ)	ការរចនា និងការបង្កើតវេបសាយ។
(៣)	រាប់បញ្ចូល	(ក)	ការធ្វើផែនការ និងការរចនាប្រព័ន្ធកុំព្យូទ័រដែលរួមបញ្ចូលផ្នែករឹង ផ្នែកទន់ និងបច្ចេកវិទ្យាទំនាក់ទំនង
		(ខ)	ការផ្តល់សេវាកម្មគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធកុំព្យូទ័រ ឬឧបករណ៍ដំណើរការទិន្នន័យរបស់អតិថិជននៅនឹងកន្លែង ព្រមទាំងសេវាកម្មគាំទ្រដែលពាក់ព័ន្ធ។
(៤)	រាប់បញ្ចូល		ការផ្តល់សេវាកម្មគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធកុំព្យូទ័រ ឬឧបករណ៍ដំណើរការទិន្នន័យរបស់អតិថិជននៅនឹងកន្លែង។
	មិនរាប់បញ្ចូល	(ក)	ការលក់ផ្នែករឹង ឬផ្នែកទន់របស់កុំព្យូទ័រដាច់ដោយឡែកពីគ្នា (មើល ៤៦៥១,

៤៧៤១)

- (ខ) ការតម្លើងកុំព្យូទ័រធំៗ និងកុំព្យូទ័រប្រភេទស្រដៀងគ្នានេះដាច់ដោយឡែកពីគ្នា (មើល៣៣២០)
- (គ) ការតម្លើងកុំព្យូទ័រផ្ទាល់ខ្លួនដាច់ដោយឡែក (មើល ៦២០៩០)
- (ឃ) ការតម្លើងកម្មវិធីកុំព្យូទ័រដាច់ដោយឡែក (មើល ៦២០៩០)
- (៥) **មិនរាប់បញ្ចូល** (ក) ការតម្លើងកុំព្យូទ័រធំៗ និងកុំព្យូទ័រប្រភេទស្រដៀងគ្នានេះដាច់ដោយឡែកពីគ្នា (មើល ៣៣២០)
 - (ខ) ការបង្កើតកម្មវិធីកុំព្យូទ័រ (មើល ៦២០១០)
 - (គ) ការពិគ្រោះយោបល់ផ្នែកកុំព្យូទ័រ (មើល ៦២០២០)
 - (ឃ) ការគ្រប់គ្រងឧបករណ៍កុំព្យូទ័រ (មើល ៦២០២០)
 - (ង) ការដាក់ឱ្យដំណើរការ និងបំប្លែងទិន្នន័យ (មើល ៦៣១១)។
- (៦) **រាប់បញ្ចូល** (ក) ការសង្គ្រោះឡើងវិញនូវការខូចខាតរបស់កុំព្យូទ័រ
 - (ខ) ការតម្លើងកុំព្យូទ័រផ្ទាល់ខ្លួន
 - (គ) ការតម្លើងកម្មវិធីកុំព្យូទ័រ។

ផ្នែក ៦៣ ៖ សកម្មភាពសេវាកម្មព័ត៌មាន

ផ្នែកនេះរាប់បញ្ចូលសកម្មភាពនៃប្រព័ន្ធស្វែងរកតាមអ៊ីនធឺណែត (web search portal) សកម្មភាពបំប្លែងទិន្នន័យ និងការដាក់ដំណើរការលើអ៊ីនធឺណែត ព្រមទាំងសកម្មភាពផ្សេងទៀត ដែលមានតួនាទីចម្បងសម្រាប់ផ្តល់ព័ត៌មាន។

ក្រុម ៦៣១ ៖ ការបំប្លែងទិន្នន័យ ការដាក់ដំណើរការលើអ៊ីនធឺណែតនិងសកម្មភាពពាក់ព័ន្ធ និងប្រព័ន្ធស្វែងរកតាមអ៊ីនធឺណែត

ក្រុមនេះរាប់បញ្ចូល ការផ្តល់សេវាកម្មប្រព័ន្ធឬឧបករណ៍ សម្រាប់សកម្មភាពនៃការដាក់ដំណើរការលើអ៊ីនធឺណែត ការបំប្លែងទិន្នន័យ និងសកម្មភាពដែលពាក់ព័ន្ធ ព្រមទាំងការផ្តល់សេវាកម្មស្វែងរកនៅលើអ៊ីនធឺណែត និងប្រព័ន្ធស្វែងរកលើអ៊ីនធឺណែតផ្សេងទៀត។

ក្រុម ៦៣៩ ៖ សកម្មភាពសេវាកម្មព័ត៌មានផ្សេងទៀត

ក្រុមនេះរាប់បញ្ចូលសកម្មភាពរបស់ទីភ្នាក់ងារព័ត៌មាន និងសកម្មភាពសេវាកម្មព័ត៌មានដទៃទៀត។

ជំពូក ញ ៖ ព័ត៌មានវិទ្យា និងទូរគមនាគមន៍

ផ្នែក ៦៣ ៖ សកម្មភាពសេវាកម្មព័ត៌មាន

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦៣១			ការបំប្លែងទិន្នន័យ ការដាក់ដំណើរការលើអ៊ីនធឺណែតនិងសកម្មភាពពាក់ព័ន្ធ និងប្រព័ន្ធស្វែងរកតាមអ៊ីនធឺណែត
	៦៣១១		ការបំប្លែងទិន្នន័យ ការដាក់ដំណើរការលើអ៊ីនធឺណែត និងសកម្មភាពពាក់ព័ន្ធ
		៦៣១១០	ការបំប្លែងទិន្នន័យ ការដាក់ដំណើរការលើអ៊ីនធឺណែត និងសកម្មភាពពាក់ព័ន្ធ ^(១)
	៦៣១២		ប្រព័ន្ធស្វែងរកតាមអ៊ីនធឺណែត
		៦៣១២០	ប្រព័ន្ធស្វែងរកតាមអ៊ីនធឺណែត ^(២)
៦៣៩			សកម្មភាពសេវាកម្មព័ត៌មានផ្សេងទៀត
	៦៣៩១ ^(៣)		សកម្មភាពរបស់ទីភ្នាក់ងារព័ត៌មាន
		៦៣៩១០	បណ្តាញផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពរបស់ទីភ្នាក់ងារព័ត៌មាន ដូចជា ការផ្តល់ព័ត៌មាន រូបភាព និងសាច់រឿងទៅដល់ប្រព័ន្ធផ្សព្វផ្សាយ
	៦៣៩៩ ^(៤)		សកម្មភាពសេវាកម្មព័ត៌មានផ្សេងទៀត ដែលពុំបានរាប់បញ្ចូល
		៦៣៩៩០	សកម្មភាពសេវាកម្មព័ត៌មានផ្សេងទៀត ដែលពុំបានរាប់បញ្ចូល
(១)	រាប់បញ្ចូល		ការបង្ហោះវេបសាយ ការដាក់ដំណើរការកម្មវិធី ការផ្តល់សេវាកម្មវិធីកុំព្យូទ័រ និងឧបករណ៍កុំព្យូទ័រខ្នាតធំដែលប្រើប្រាស់ក្នុងពេលរួមគ្នាជាមួយអតិថិជន។ របាយការណ៍បំប្លែងទិន្នន័យពេញលេញ និងរបាយការណ៍ជំនាញ ដែលទាញចេញពីទិន្នន័យផ្តល់ឲ្យដោយអតិថិជន ឬការផ្តល់សេវាកម្មបំប្លែងទិន្នន័យស្វ័យប្រវត្តិ និងការបញ្ចូលទិន្នន័យ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។
(២)	រាប់បញ្ចូល		ប្រតិបត្តិការវេបសាយដែលប្រើប្រព័ន្ធស្វែងរក ដើម្បីបង្កើតនិងរក្សាបណ្តុំទិន្នន័យដ៏ធំនៃអាសយដ្ឋានអ៊ីនធឺណែត និងមាតិកានៅក្នុងទម្រង់ដែលងាយស្រួលស្វែងរក។ ប្រតិបត្តិការវេបសាយផ្សេងទៀតដែលដើរតួនាទីជាប្រព័ន្ធស្វែងរកតាមអ៊ីនធឺណែត ដូចជាវេបសាយរបស់ប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មាតិកាដែលបានធ្វើបច្ចុប្បន្នកម្មជាប្រចាំ។
(៣)	រាប់បញ្ចូល		បណ្តាញផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពរបស់ទីភ្នាក់ងារព័ត៌មាន ដូចជា ការផ្តល់ព័ត៌មាន រូបភាព និងសាច់រឿងទៅដល់ប្រព័ន្ធផ្សព្វផ្សាយ។
	មិនរាប់បញ្ចូល	(ក)	សកម្មភាពរបស់អ្នកកាសែតខាងរូបភាពឯករាជ្យ (មើល ៧៤២០០)
		(ខ)	សកម្មភាពរបស់អ្នកកាសែតឯករាជ្យ (មើល ៩០០០៤)
		(គ)	សកម្មភាពរបស់បណ្តាល័យ និងបណ្តាសារដ្ឋាន (មើល ៩១០១)។
(៤)	រាប់បញ្ចូល	(ក)	សេវាកម្មព័ត៌មានតាមទូរស័ព្ទ
		(ខ)	សេវាកម្មស្វែងរកព័ត៌មានដោយផ្អែកលើកិច្ចសន្យា ឬការបង់ថ្លៃល្អិត
		(គ)	សេវាកម្មប្រមូលផ្តុំព័ត៌មាន និងសេវាកម្មប្រមូលផ្តុំសារព័ត៌មាន។ល។
	មិនរាប់បញ្ចូល		សកម្មភាពរបស់មណ្ឌលហៅទូរស័ព្ទ (មើល ៨២២០០)។

ជំពូក ៦ ៖ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៣
ក្រុម	១០
ថ្នាក់	១៨
ថ្នាក់រង	៣០

ជំពូកនេះរាប់បញ្ចូលសកម្មភាពសេវាកម្មហិរញ្ញវត្ថុ, សកម្មភាពធានារ៉ាប់រង ធានារ៉ាប់រងបន្ត និងមូលនិធិសោធននិវត្តន៍, និងសកម្មភាពគាំទ្រដល់សេវាកម្មហិរញ្ញវត្ថុ។

ជំពូកនេះក៏រាប់បញ្ចូលផងដែរ នូវសកម្មភាពនៃការកាន់កាប់ទ្រព្យសម្បត្តិ ដូចជា ៖ សកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន និងសកម្មភាពរបស់មូលនិធិវិនិយោគ, មូលនិធិ និងស្ថាប័នហិរញ្ញវត្ថុប្រហាក់ប្រហែល។

ផ្នែក ៦៤ ៖ សកម្មភាពសេវាកម្មហិរញ្ញវត្ថុ លើកលែងតែការធានារ៉ាប់រងនិងមូលនិធិសោធននិវត្តន៍

ផ្នែកនេះរាប់បញ្ចូលសកម្មភាពនៃការទទួលបាន និងការបែងចែកបន្តនូវមូលនិធិ ក្នុងគោលបំណង ដែលមិនមែនសម្រាប់ការធានារ៉ាប់រង ឬមូលនិធិសោធននិវត្តន៍ ឬកាតព្វកិច្ចផ្នែកសន្តិសុខសង្គម។

ក្រុម ៦៤១ ៖ អន្តរការវិបិយវត្ថុ

ក្រុមនេះរាប់បញ្ចូលការទទួលបានមូលនិធិ ក្នុងទម្រង់ជាប្រាក់បញ្ញើ ដែលអាចផ្ទេរបាន ដូចជា ៖ មូលនិធិដែលបានកំណត់តាមលក្ខខណ្ឌវិបិយវត្ថុ និងទទួលបានលើមូលដ្ឋានប្រចាំថ្ងៃពីប្រភពមិនមែនហិរញ្ញវត្ថុ ដែលមិនមែនជាប្រតិបត្តិការរបស់ធនាគារកណ្តាល។

ក្រុម ៦៤២ ៖ សកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន

ក្រុមនេះរាប់បញ្ចូលសកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន។ ក្នុងន័យនេះ អង្គភាពដែលគ្រប់គ្រងទ្រព្យសម្បត្តិ (មានសិទ្ធិគ្រប់គ្រងដើមទុន) របស់ក្រុមសម្ព័ន្ធសាជីវកម្ម ហើយសកម្មភាពចម្បងរបស់អង្គភាពគឺធ្វើជាម្ចាស់ក្រុមហ៊ុន។ ក្រុមហ៊ុនភាគហ៊ុននៅក្នុងក្រុមសម្ព័ន្ធ

នេះ មិនផ្តល់សេវាកម្មផ្សេងទៀត ទៅដល់អាជីវកម្មដែលពួកគេគ្រប់គ្រងដើមទុននោះទេ។
ក្នុងន័យនេះ ពួកគេមិនអភិបាល ឬគ្រប់គ្រងអង្គភាពណានីមួយរបស់អាជីវកម្មនោះទេ។

ក្រុម ៦៤៣ ៖ មូលនិធិវិនិយោគ មូលនិធិ និងស្ថាប័នហិរញ្ញវត្ថុប្រហាក់ប្រហែល

ក្រុមនេះរាប់បញ្ចូលនីតិបុគ្គល បង្កើតឡើងដើម្បីប្រមូលមូលបត្រ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗក្នុងនាមភាគហ៊ុនិក ឬអត្តតាហក ដោយមិនផ្តល់ការគ្រប់គ្រងឡើយ។ ផលបត្រត្រូវបានតម្រូវ ទៅតាមតម្រូវការរបស់អតិថិជន ដើម្បីសម្រេចបានគោលបំណងវិនិយោគជាក់លាក់ ដូចជា ពិពិធកម្មហានិភ័យ អត្រាចំណេញ និងភាពប្រែប្រួលនៃតម្លៃ។ ស្ថាប័នទាំងនេះទទួលបានចំណូលតាមរយៈការប្រាក់ ភាគលាភ និងចំណូលពីទ្រព្យសម្បត្តិផ្សេងៗ ប៉ុន្តែស្ថាប័នទាំងនេះមិនមានការងារ និងចំណូល ឬមានតិចតួចពីការផ្តល់សេវាកម្ម។

ក្រុម ៦៤៩ ៖ សកម្មភាពសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត លើកលែងតែសកម្មភាពធានារ៉ាប់រងនិងមូលនិធិសោធននិវត្តន៍

ក្រុមនេះរាប់បញ្ចូលសកម្មភាពសេវាកម្មហិរញ្ញវត្ថុ លើកលែងតែសកម្មភាពសេវាកម្មដែលត្រូវបានផ្តល់ដោយស្ថាប័នរូបិយវត្ថុ។

ជំពូក ៨ ៖ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង

ផ្នែក ៦៤ ៖ សកម្មភាពសេវាកម្មហិរញ្ញវត្ថុ លើកលែងតែការធានារ៉ាប់រងនិងមូលនិធិសោធននិវត្តន៍

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦៤១			អន្តរការីរូបិយវត្ថុ
	៦៤១១		ធនាគារកណ្តាល
		៦៤១១០	ធនាគារកណ្តាល
	៦៤១៩		អន្តរការីរូបិយវត្ថុផ្សេងទៀត
		៦៤១៩១	ធនាគារពាណិជ្ជ
		៦៤១៩២	ធនាគារឯកទេស ^(១)
		៦៤១៩៣	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
៦៤២			សកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន
	៦៤២០ ^(២)		សកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន
		៦៤២០០	សកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន
៦៤៣			មូលនិធិវិនិយោគ មូលនិធិ និងស្ថាប័នហិរញ្ញវត្ថុប្រហាក់ប្រហែល
	៦៤៣០		មូលនិធិវិនិយោគ មូលនិធិ និងស្ថាប័នហិរញ្ញវត្ថុប្រហាក់ប្រហែល
		៦៤៣០០ ^(៣)	មូលនិធិវិនិយោគ មូលនិធិ និងស្ថាប័នហិរញ្ញវត្ថុប្រហាក់ប្រហែល
៦៤៩			សកម្មភាពសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត លើកលែងតែសកម្មភាពធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍
	៦៤៩១ ^(៤)		ភតិសន្យាហិរញ្ញវត្ថុ
		៦៤៩១០	សកម្មភាពភតិសន្យាហិរញ្ញវត្ថុ

- (១) **រាប់បញ្ចូល** សហព័ន្ធតណទាន និងសហករណ៍ផ្តល់កម្ចីផ្សេងទៀត និងធនាគារអភិវឌ្ឍន៍ជនបទ។
- (២) **មិនរាប់បញ្ចូល** ការគ្រប់គ្រងក្រុមហ៊ុននិងសហគ្រាសយ៉ាងសកម្ម ការធ្វើផែនការយុទ្ធសាស្ត្រ និងការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមហ៊ុន (មើល ៧០១០ និង ៧០២០)។
- (៣) **រាប់បញ្ចូល** ក្រុមហ៊ុនផ្តល់ទុនវិនិយោគ ធនាគារឧស្សាហកម្ម ក្លឹបវិនិយោគ ក្រុមហ៊ុនទទួលបញ្ចាំ។ល។
មិនរាប់បញ្ចូល (ក) មូលនិធិ និងមូលនិធិវិនិយោគដែលរកចំណូលពីការលក់ទំនិញ ឬសេវាកម្ម
 (ខ) សកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន (មើល ៦៤២០០)
 (គ) មូលនិធិសោធននិវត្តន៍ (មើល ៦៤៣០០)
 (ឃ) ការគ្រប់គ្រងមូលនិធិ (មើល ៦៦៣០)។
- (៤) **មិនរាប់បញ្ចូល** ភតិសន្យាប្រតិបត្តិការ (មើលផ្នែក ៧៧) យោងទៅតាមប្រភេទទំនិញសម្រាប់ភតិសន្យា
រាប់បញ្ចូល ភតិសន្យាដែលលក្ខខណ្ឌគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃអាយុកាលរបស់ទ្រព្យសម្បត្តិ ហើយភតិកៈទទួលបាននូវផលប្រយោជន៍ទាំងអស់ ហើយហ៊ានប្រថុយយកហានិភ័យដែលពាក់ព័ន្ធនឹងកម្មសិទ្ធិនៃទ្រព្យសម្បត្តិនេះ។

ជំពូក ដ ៖ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង

ផ្នែក ៦៤ ៖ សកម្មភាពសេវាកម្មហិរញ្ញវត្ថុ លើកលែងតែការធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៦៤៩២ ^(១)		ការផ្តល់ឥណទានផ្សេងទៀត
		៦៤៩២១	ក្រុមហ៊ុន ឬហាងទទួលបញ្ចាំ ^(២)
		៦៤៩២២	អ្នកចងការប្រាក់
		៦៤៩២៩	ភ្នាក់ងារផ្តល់ឥណទានផ្សេងទៀត ដែលពុំបានរាប់បញ្ចូល
	៦៤៩៩ ^(៣)		សកម្មភាពសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត លើកលែងតែសកម្មភាពធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍ ដែលពុំបានរាប់បញ្ចូល
		៦៤៩៩១	សេវាកម្មប្តូរប្រាក់
		៦៤៩៩២	សេវាកម្មផ្ទេរប្រាក់មិនមែនធនាគារ
		៦៤៩៩៣	ក្រុមហ៊ុនមូលធនឯកជន រាប់បញ្ចូលទាំងក្រុមហ៊ុនផ្តល់ទុនវិនិយោគ
		៦៤៩៩៤	ការិយាល័យតំណាងរបស់ធនាគារបរទេស
		៦៤៩៩៩	សកម្មភាពសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត លើកលែងតែសកម្មភាពធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍ ដែលពុំបានរាប់បញ្ចូល
(១)	មិនរាប់បញ្ចូល	(ក)	ការផ្តល់ឥណទានសម្រាប់ទិញគេហដ្ឋានដោយស្ថាប័នឯកទេសដែលទទួលយកប្រាក់បញ្ញើ (មើល ៦៤១៩)
		(ខ)	ភតិសន្យាខាងប្រតិបត្តិការ (មើលផ្នែក ៧៧) យោងទៅតាមប្រភេទទំនិញសម្រាប់ភតិសន្យា។
(២)			អាជីវកម្មទទួលបញ្ចាំ ទិញ និងលក់ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រាក់តិភោគដោយអនុប្បទាន។
(៣)	មិនរាប់បញ្ចូល	(ក)	ភតិសន្យាហិរញ្ញវត្ថុ (មើល ៦៤៩១០)
		(ខ)	ការជួញដូរមូលបត្រក្នុងនាមអ្នកដទៃ (មើល ៦៦១២១)
		(គ)	ពាណិជ្ជកម្ម ភតិសន្យា និងការជួលអចលនទ្រព្យ (មើលផ្នែក ៦៨)
		(ឃ)	ការប្រមូលវិក្កយបត្រ ដោយមិនទិញបំណុល (មើល ៨២៩១០)។

**ផ្នែក ៦៥ ៖ ការធានារ៉ាប់រង ការធានារ៉ាប់រងបន្ត និងមូលនិធិសោធននិវត្តន៍ លើកលែងតែកាតព្វកិច្ច
ផ្នែកសន្តិសុខសង្គម**

ផ្នែកនេះរាប់បញ្ចូល ការធានាទិញធនលាភប្រចាំគ្រា និងគោលនយោបាយធានារ៉ាប់រង និងការវិនិយោគបុព្វលាភធានារ៉ាប់រង ដើម្បីបង្កើតផលបត្រទ្រព្យសកម្មហិរញ្ញវត្ថុ ដែលនឹងប្រើប្រាស់ដើម្បីទាមទារសំណងមកវិញនាពេលអនាគត។ ការផ្តល់សេវាកម្មធានារ៉ាប់រង និងធានារ៉ាប់រងបន្តដោយផ្ទាល់ ត្រូវបានរាប់បញ្ចូលនៅក្នុងផ្នែកនេះ។

ក្រុម ៦៥១ ៖ ការធានារ៉ាប់រង

ក្រុមនេះរាប់បញ្ចូលការធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងបន្តនៃអាយុជីវិត ដោយមានឬគ្មានការសន្សំច្រើនសន្ធឹកសន្ធាប់ និងការធានារ៉ាប់រងមិនមែនអាយុជីវិត។

ក្រុម ៦៥២ ៖ ការធានារ៉ាប់រងបន្ត

ក្រុមនេះរាប់បញ្ចូលសកម្មភាពនៃការចាប់យកហានិភ័យទាំងស្រុង ឬមួយផ្នែកនៃគោលនយោបាយធានារ៉ាប់រងដែលមានស្រាប់ ដែលត្រូវបានធានាដើមដំបូងដោយភ្នាក់ងារធានារ៉ាប់រងផ្សេងទៀត។

ក្រុម ៦៥៣ ៖ មូលនិធិសោធននិវត្តន៍

ក្រុមនេះរាប់បញ្ចូលនីតិបុគ្គល (ឧ. មូលនិធិ ផែនការ និង/ឬកម្មវិធី) ដែលបង្កើតឡើងដើម្បីផ្តល់នូវអត្ថប្រយោជន៍ប្រាក់ចំណូលពេលចូលនិវត្តន៍ ដល់និយោជិត ឬសមាជិករបស់អ្នកឧបត្ថម្ភមូលនិធិសោធននិវត្តន៍។ ក្រុមនេះរាប់បញ្ចូលផែនការសោធននិវត្តន៍ ដែលមានការកំណត់អត្ថប្រយោជន៍ជាក់លាក់ ព្រមទាំងផែនការសោធននិវត្តន៍ដោយឡែក ដែលអត្ថប្រយោជន៍ត្រូវបានកំណត់ តាមរយៈវិភាគទានរបស់សមាជិកម្នាក់ៗ។

ជំពូក ដ ៖ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង

ផ្នែក ៦៥ ៖ ការធានារ៉ាប់រង ការធានារ៉ាប់រងបន្ត និងមូលនិធិសោធននិវត្តន៍ លើកលែងតែកាតព្វកិច្ចផ្នែកសន្តិសុខសង្គម

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ	
៦៥១ ^(១)			ការធានារ៉ាប់រង	
		៦៥១១	ការធានារ៉ាប់រងអាយុជីវិត	
			៦៥១១០	ការធានារ៉ាប់រងអាយុជីវិត
		៦៥១២	ការធានារ៉ាប់រងមិនមែនអាយុជីវិត	
			៦៥១២០	ការធានារ៉ាប់រងមិនមែនអាយុជីវិត
		៦៥២	ការធានារ៉ាប់រងបន្ត	
៦៥២		៦៥២០	ការធានារ៉ាប់រងបន្ត	
		៦៥២០០	ការធានារ៉ាប់រងបន្ត	
៦៥៣			មូលនិធិសោធននិវត្តន៍	
		៦៥៣០ ^(២)	មូលនិធិសោធននិវត្តន៍	
		៦៥៣០០	មូលនិធិសោធននិវត្តន៍	

- (១) រាប់បញ្ចូល មីក្រូធានារ៉ាប់រង។
- (២) រាប់បញ្ចូល
- (ក) ផែនការអត្ថប្រយោជន៍និយោជិត
 - (ខ) ផែនការនិងមូលនិធិសោធននិវត្តន៍
 - (គ) ផែនការចូលនិវត្តន៍
 - (ឃ) សន្តិសុខសង្គមដែលមិនមែនជាកាតព្វកិច្ច
- មិនរាប់បញ្ចូល
- (ក) ការគ្រប់គ្រងមូលនិធិសោធននិវត្តន៍ (មើល ៦៦៣០)
 - (ខ) គម្រោងកាតព្វកិច្ចផ្នែកសន្តិសុខសង្គម (មើល ៨៤៣០)។

ផ្នែក ៦៦ ៖ សកម្មភាពគាំទ្រដល់សកម្មភាពសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រង

ផ្នែកនេះរាប់បញ្ចូលការផ្តល់សេវាកម្មដែលពាក់ព័ន្ធ ឬទាក់ទងយ៉ាងជិតស្និទ្ធ ទៅនឹងសកម្មភាពសេវាកម្មហិរញ្ញវត្ថុ ប៉ុន្តែសេវាកម្មទាំងនេះ មិនមែនជាសេវាកម្មហិរញ្ញវត្ថុនោះទេ។ បំណែងចែកចម្បងនៃផ្នែកនេះ គឺផ្អែកតាមប្រភេទនៃប្រតិបត្តិការហិរញ្ញវត្ថុ ឬមូលនិធិគាំទ្រ។

ក្រុម ៦៦១ ៖ សកម្មភាពគាំទ្រដល់សកម្មភាពសេវាកម្មហិរញ្ញវត្ថុ លើកលែងតែការធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍

ក្រុមនេះរាប់បញ្ចូលការផ្តល់ទីផ្សាររូបវន្ត ឬទីផ្សារអេឡិចត្រូនិក ក្នុងគោលបំណងសម្រួលដល់ការទិញនិងលក់នូវ ៖ ភាគហ៊ុន អុបហ្វ៊ិស(សិទ្ធិទិញឬលក់ភាគហ៊ុននៅក្នុងរយៈពេលណាមួយតាមតម្លៃកំណត់) សញ្ញាប័ណ្ណ ឬកិច្ចសន្យាវត្ថុធាតុដើម។

ក្រុម ៦៦២ ៖ សកម្មភាពគាំទ្រដល់សេវាកម្មធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍

ក្រុមនេះរាប់បញ្ចូលការដើរតួនាទីជាភ្នាក់ងារ (ឧ. ឈ្នួញកណ្តាល) នៅក្នុងការលក់ធនលាភប្រចាំគ្រា និងគោលនយោបាយធានារ៉ាប់រង, ឬការផ្តល់សេវាកម្មអត្ថប្រយោជន៍សម្រាប់និយោជិតនិងការធានារ៉ាប់រងផ្សេងទៀត និងសេវាកម្មពាក់ព័ន្ធនឹងសោធននិវត្តន៍ ដូចជា ៖ សកម្មភាពស៊ើបអង្កេតលើការទាមទារផលប្រយោជន៍ធានារ៉ាប់រង និងសកម្មភាពដំណើរការរដ្ឋបាលលើការទាមទារផលប្រយោជន៍ធានារ៉ាប់រងដោយភាគីទីបី។

ក្រុម ៦៦៣ ៖ សកម្មភាពគ្រប់គ្រងមូលនិធិ

ក្រុមនេះរាប់បញ្ចូលសកម្មភាពគ្រប់គ្រងផលបត្រ និងមូលនិធិ ដោយផ្អែកលើកម្រៃ ឬកិច្ចសន្យា សម្រាប់បុគ្គល ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ។

ជំពូក ដ ៖ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង

ផ្នែក ៦៦ ៖ សកម្មភាពគាំទ្រដល់សកម្មភាពសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦៦១			សកម្មភាពគាំទ្រដល់សកម្មភាពសេវាកម្មហិរញ្ញវត្ថុ លើកលែងតែការធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍
	៦៦១១ ^(១)		រដ្ឋបាលទីផ្សារហិរញ្ញវត្ថុ
		៦៦១១១	ផ្សារមូលបត្រ
		៦៦១១២	ផ្សារវត្ថុធាតុដើម
	៦៦១២ ^(២)		អន្តរការីកម្មនៃកិច្ចសន្យាមូលបត្រនិងវត្ថុធាតុដើម
		៦៦១២១	ពាណិជ្ជករ អន្តរការី(ជើងសា) និងអ្នកធានាទិញមូលបត្រ ^(៣)
		៦៦១២២	កិច្ចសន្យាវត្ថុធាតុដើម ឬអន្តរការីកម្មវត្ថុធាតុដើម
	៦៦១៩ ^(៤)		សកម្មភាពផ្សេងទៀតដែលគាំទ្រដល់សកម្មភាពសេវាកម្មហិរញ្ញវត្ថុ
		៦៦១៩១	ពាណិជ្ជករ និងអន្តរការីលោហធាតុមាស
		៦៦១៩៩	សកម្មភាពផ្សេងទៀតដែលគាំទ្រដល់សកម្មភាពសេវាកម្មហិរញ្ញវត្ថុ

- (១) **រាប់បញ្ចូល**
 - (ក) ផ្សារភាគហ៊ុន និងផ្សារមូលបត្រ
 - (ខ) ផ្សារវត្ថុធាតុដើមតាមកិច្ចសន្យាអនាគត។
- (២) **រាប់បញ្ចូល**
 - អន្តរការី និងពាណិជ្ជករ ភាគហ៊ុន សញ្ញាប័ណ្ណ និងវត្ថុធាតុដើម
 - (ក) ប្រតិបត្តិការរាយនៅក្នុងទីផ្សារប្តូរប្រាក់
 - (ខ) ប្រតិបត្តិការផ្ទាល់ខ្លួននៅក្នុងទីផ្សារហិរញ្ញវត្ថុ (មើល ៦៤៩៩)
 - (គ) ការគ្រប់គ្រងផលបត្រ ដោយផ្អែកលើកម្រៃ ឬកិច្ចសន្យា (មើល ៦៦៣០)។
- (៣) **រាប់បញ្ចូល** ជំនួញមូលបត្រ ដែលអាចបញ្ចូលជាមួយនឹងមុខងារទីប្រឹក្សាវិនិយោគ។
- (៤) **រាប់បញ្ចូល**
 - (ក) សេវាកម្មប្រឹក្សាវិនិយោគឯករាជ្យ
 - (ខ) សេវាកម្មពិគ្រោះយោបល់ហិរញ្ញវត្ថុឯករាជ្យ
- មិនរាប់បញ្ចូល**
 - (ក) សកម្មភាពរបស់ភ្នាក់ងារធានារ៉ាប់រង ឬអន្តរការីធានារ៉ាប់រង (មើល ៦៦២២)
 - (ខ) ការគ្រប់គ្រងមូលនិធិ (មើល ៦៦៣០)។

ជំពូក ៨ ៖ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង

ផ្នែក ៦៦ ៖ សកម្មភាពគាំទ្រដល់សកម្មភាពសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦៦២			សកម្មភាពគាំទ្រដល់សេវាកម្មធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍
	៦៦២១ ^(១)		ការវាយតម្លៃហានិភ័យ និងការខូចខាត
		៦៦២១០	ការស៊ើបអង្កេតការខាតបង់ផ្នែកធានារ៉ាប់រង
	៦៦២២		សកម្មភាពរបស់ភ្នាក់ងារ និងអន្តរការីធានារ៉ាប់រង
		៦៦២២១	សកម្មភាពរបស់ភ្នាក់ងារធានារ៉ាប់រង
		៦៦២២២	សកម្មភាពរបស់អន្តរការីធានារ៉ាប់រង
	៦៦២៩ ^(២)		សកម្មភាពផ្សេងទៀតគាំទ្រដល់សេវាកម្មធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍
		៦៦២៩០	សកម្មភាពផ្សេងទៀតគាំទ្រដល់សេវាកម្មធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍
៦៦៣			សកម្មភាពគ្រប់គ្រងមូលនិធិ
	៦៦៣០		សកម្មភាពគ្រប់គ្រងមូលនិធិ
		៦៦៣០០	សកម្មភាពគ្រប់គ្រងមូលនិធិ ^(៣)

- (១) **មិនរាប់បញ្ចូល** (ក) ការវាយតម្លៃអចលនទ្រព្យ (មើល ៦៨២០៣)
 (ខ) ការវាយតម្លៃសម្រាប់គោលបំណងផ្សេងទៀត (មើល ៧៤៩០)
 (គ) សកម្មភាពស៊ើបអង្កេត (មើល ៨០៣០)។
- (២) **រាប់បញ្ចូល** សកម្មភាពដែលជាប់ពាក់ព័ន្ធ ឬមានទំនាក់ទំនងជិតស្និទ្ធនឹងការធានារ៉ាប់រង និងមូលនិធិសោធននិវត្តន៍ (លើកលែងតែសកម្មភាពស៊ើបអង្កេតលើការទាមទារផលប្រយោជន៍ធានារ៉ាប់រង និងសកម្មភាពរបស់ភ្នាក់ងារធានារ៉ាប់រង) ដូចជា ការគ្រប់គ្រងទ្រព្យសំណល់ និងសេវាកម្មវាយតម្លៃនិងធ្វើផែនការទប់ស្កាត់ចំពោះឥទ្ធិពលហានិភ័យលើស្ថានភាពហិរញ្ញវត្ថុអនាគត។ល។
- មិនរាប់បញ្ចូល** សកម្មភាពការគ្រប់គ្រងការជួយសង្គ្រោះពាណិជ្ជកម្មតាមសមុទ្រ (មើល ៥២២២)។
- (៣) **រាប់បញ្ចូល** ការគ្រប់គ្រងការវិនិយោគរបស់មូលនិធិសោធននិវត្តន៍។

ជំពូក ២ ៖ សកម្មភាពអចលនទ្រព្យ

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	១
ក្រុម	២
ថ្នាក់	២
ថ្នាក់រង	៦

ជំពូកនេះរាប់បញ្ចូលការដើរតួជាអ្នកជួល ភ្នាក់ងារ ឬឈ្មួញកណ្តាល ចំពោះសកម្មភាពមួយឬច្រើន ក្នុងចំណោមបណ្តាសកម្មភាព ដូចជា ៖ ការលក់ឬទិញអចលនទ្រព្យ, ការជួលអចលនទ្រព្យ, ការផ្តល់នូវសេវាកម្មអចលនទ្រព្យផ្សេងទៀត រាប់ទាំង ការវាយតម្លៃអចលនទ្រព្យ ឬការដើរតួជាភ្នាក់ងារអចលនទ្រព្យភាគីទីបី។ សកម្មភាពទាំងឡាយនៅក្នុងជំពូកនេះ អាចត្រូវបានប្រព្រឹត្តឡើងចំពោះអចលនទ្រព្យផ្ទាល់ខ្លួន ឬអចលនទ្រព្យជួលពីគេ ហើយអាចប្រព្រឹត្តឡើងដោយផ្អែកលើការយកថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា។ ជំពូកនេះក៏រាប់បញ្ចូលផងដែរនូវការសាងសង់អគារសម្រាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬសម្រាប់ធ្វើភតិសន្យា។

ជំពូកនេះក៏រាប់បញ្ចូលអ្នកគ្រប់គ្រងអចលនទ្រព្យផងដែរ។

ផ្នែក ៦៨ ៖ សកម្មភាពអចលនទ្រព្យ

ផ្នែកនេះរាប់បញ្ចូលសកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួនឬជួលពីគេ និងសកម្មភាពអចលនទ្រព្យ ប្រព្រឹត្តឡើងដោយផ្អែកលើការយកថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា។

ក្រុម ៦៨១ ៖ សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួនឬជួលពីគេ

ក្រុមនេះរាប់បញ្ចូលនូវ ការទិញ ការលក់ ការជួល និងការធ្វើអាជីវកម្មអចលនទ្រព្យផ្ទាល់ខ្លួនឬជួលពីគេ, ការផ្តល់គេហដ្ឋាន ផ្ទះល្វែងដែលបានឬមិនបានបំពាក់គ្រឿងសង្ហារឹម ឬអាប៉ាតឺម៉ង់ សម្រាប់ការស្នាក់នៅបែបអចិន្ត្រៃយ៍ ដូចជា ប្រចាំខែ ឬប្រចាំឆ្នាំ, ការអភិវឌ្ឍគម្រោងសាងសង់អគារសម្រាប់អាជីវកម្មផ្ទាល់ខ្លួន (ឧ. សម្រាប់ដាក់ជួលផ្ទះទំនេរនៅក្នុង

អគារ), ការបែងចែកអចលនទ្រព្យទៅជាឡូត៍ ដោយគ្មានកែលម្អដីធ្លី និងប្រតិបត្តិការលំនៅ ដ្ឋានស្នាក់នៅចល័ត។

ក្រុម ៦៨២ ៖ សកម្មភាពអចលនទ្រព្យ ដោយយកថ្លៃឈ្នួលជាក់ស្តែងឬតាមកិច្ចសន្យា

ក្រុមនេះរាប់បញ្ចូល ការផ្តល់សកម្មភាពសេវាកម្មអចលនទ្រព្យ ដោយផ្អែកលើការយក ថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា និងសេវាកម្មដែលពាក់ព័ន្ធផ្សេងទៀត។

ជំពូក ២ ៖ សកម្មភាពអចលនទ្រព្យ

ផ្នែក ៦៨ ៖ សកម្មភាពអចលនទ្រព្យ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦៨១	៦៨១០ ^(១)		សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ
		៦៨១០១ ^(២)	សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ
		៦៨១០២	ការអភិវឌ្ឍគម្រោងសាងសង់អគារ សម្រាប់អាជីវកម្មផ្ទាល់ខ្លួន (ឧ. សម្រាប់ការដាក់ជួលផ្ទៃទំនេរនៅក្នុងអគារ ^(៣))
៦៨២	៦៨២០ ^(៤)		សកម្មភាពអចលនទ្រព្យ ដោយយកថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា
		៦៨២០១	សកម្មភាពអចលនទ្រព្យ ដោយយកថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា
		៦៨២០២	សកម្មភាពរបស់ភ្នាក់ងារ ឬអន្តរការីអចលនទ្រព្យ ^(៥)
		៦៨២០៣	ការគ្រប់គ្រងអចលនទ្រព្យ ដោយយកថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា
		៦៨២០៤	សេវាកម្មវាយតម្លៃអចលនទ្រព្យ ^(៦)
	៦៨២០៥	សកម្មភាពអចលនទ្រព្យ ដោយយកថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា ដទៃទៀត ដែលពុំបានរាប់បញ្ចូល ^(៧)	

- (១) **មិនរាប់បញ្ចូល**
 - (ក) ការអភិវឌ្ឍគម្រោងសាងសង់អគារសម្រាប់លក់ (មើល ៤១០០)
 - (ខ) ការពុះចែកនិងកែលម្អដីឡូត៍ (មើល ៤២៩០)
 - (គ) ការដំណើរការសណ្ឋាគារ សណ្ឋាគារលំដាប់ខ្ពស់ និងកន្លែងស្នាក់នៅស្រដៀងនេះ (មើល ៥៥១០១)
 - (ឃ) ការដំណើរការកន្លែងបោះដំរី ចំណាត់ថ្នាក់យន្តសណ្ឋាគារ និងកន្លែងស្នាក់នៅស្រដៀងនេះ (មើល ៥៥២០០)
 - (ង) ការដំណើរការសណ្ឋាគារកម្មករ ផ្ទះមានបន្ទប់ជួលស្នាក់នៅ និងកន្លែងស្នាក់នៅស្រដៀងនេះ (មើល ៥៥៩០៩)។
- (២) **រាប់បញ្ចូល** ការផ្តល់កន្លែងសម្រាប់គ្រាន់តែជាជម្រកបណ្តោះអាសន្នរបស់សត្វតែប៉ុណ្ណោះ។
- (៣) **រាប់បញ្ចូល**
 - (ក) ការបែងចែកអចលនទ្រព្យទៅជាឡូត៍ដោយគ្មានកែលម្អដី
 - (ខ) ការដំណើរការលំនៅដ្ឋានស្នាក់នៅចល័ត។
- (៤) **មិនរាប់បញ្ចូល**
 - (ក) សកម្មភាពផ្នែកច្បាប់ (មើល ៦៩១០០)
 - (ខ) សេវាកម្មគាំទ្របរិក្ខារ (មើល ៨១១០០)
 - (គ) ការគ្រប់គ្រងបរិក្ខារ ដូចជានៅក្នុងមូលដ្ឋានយោធា ពន្ធនាគារ និងការគ្រប់គ្រងបរិក្ខារទៀត (លើកលែងតែការគ្រប់គ្រងបរិក្ខារកុំព្យូទ័រ) (មើល ៨១១០០)។
- (៥) **រាប់បញ្ចូល** អន្តរការីនៅក្នុងការទិញ ការលក់ និងការជួលអចលនទ្រព្យ ដោយផ្អែកលើការយកថ្លៃឈ្នួលជាក់ស្តែង ឬតាមកិច្ចសន្យា។
- (៦) **រាប់បញ្ចូល** ភ្នាក់ងារអចលនទ្រព្យភាគីទីបី។
- (៧) **រាប់បញ្ចូល** ការដំណើរការអគារដែលបានកាន់កាប់។

ជំពូក ២ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៧
ក្រុម	១៤
ថ្នាក់	១៤
ថ្នាក់រង	១៥

ជំពូកនេះរាប់បញ្ចូលសកម្មភាពវិជ្ជាជីវៈឯកទេស វិទ្យាសាស្ត្រ និងបច្ចេកទេស។ សកម្មភាពទាំងនេះទាមទារឲ្យមានការបណ្តុះបណ្តាលកម្រិតខ្ពស់ និងការផ្តល់ចំណេះដឹង និងជំនាញឯកទេសទៅដល់អ្នកប្រើប្រាស់។

ជំពូកនេះរាប់បញ្ចូលសកម្មភាពផ្នែកច្បាប់និងគណនេយ្យ សកម្មភាពរបស់ការិយាល័យកណ្តាល សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង សកម្មភាពស្ថាបត្យកម្មនិងវិស្វកម្ម ការពិសោធនិងវិភាគបច្ចេកទេស ការស្រាវជ្រាវនិងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ការផ្សាយពាណិជ្ជកម្ម និងការស្រាវជ្រាវទីផ្សារ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត និងសកម្មភាពបសុព្យាបាល។

ផ្នែក ៦៩ ៖ សកម្មភាពផ្នែកច្បាប់ និងគណនេយ្យ

ផ្នែកនេះរាប់បញ្ចូលសកម្មភាពតំណាងផ្នែកច្បាប់ ដើម្បីការពារផលប្រយោជន៍ឲ្យភាគីមួយទល់នឹងភាគីមួយទៀត នៅឬមិននៅចំពោះមុខ តុលាការឬស្ថាប័នយុត្តិធម៌ផ្សេងទៀត ដែលអនុវត្តដោយ ឬក្រោមការគ្រប់គ្រងពីបុគ្គលដែលជាសមាជិករបស់គណៈមេធាវី ដូចជា ៖ ការផ្តល់យោបល់ និងការធ្វើជាតំណាងនៅក្នុងករណីរដ្ឋប្បវេណី ករណីព្រហ្មទណ្ឌ និងករណីជម្លោះការងារ។ ផ្នែកនេះក៏រាប់បញ្ចូលផងដែរនូវ ការរៀបចំឯកសារផ្លូវច្បាប់ ដូចជា ៖ លក្ខន្តិកៈ ក្រុមហ៊ុន កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម ឬឯកសារស្រដៀងគ្នានេះ ដែលទាក់ទងទៅនឹងការបង្កើតក្រុមហ៊ុន ប្រកាសនីយបត្រតក្កកម្ម(ប៉ាតង់)និងសិទ្ធិអ្នកនិពន្ធ ការរៀបចំលិខិតផ្ទេរសិទ្ធិលិខិតបណ្តាំមរតក។ល។ ក៏ដូចជាសកម្មភាពផ្សេងទៀតរបស់សារការីសាធារណៈ សារការីច្បាប់រដ្ឋប្បវេណី អាជ្ញាសាលា មជ្ឈត្តករ អ្នកត្រួតពិនិត្យ និងអាជ្ញាកណ្តាល។ ផ្នែកនេះក៏រាប់

បញ្ចូលសេវាកម្មគណនេយ្យ និងការកត់ត្រាគណនេយ្យ ដូចជា ៖ សវនកម្មឯកសារ
គណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការកត់ត្រាគណនេយ្យ។

ក្រុម ៦៩១ ៖ សកម្មភាពផ្នែកច្បាប់

ក្រុមនេះរាប់បញ្ចូលសកម្មភាពតំណាងផ្នែកច្បាប់ ដើម្បីការពារផលប្រយោជន៍ឲ្យភាគី
មួយទល់នឹងភាគីមួយទៀត នៅមិនទាន់ចំពោះមុខ តុលាការឬស្ថាប័នយុត្តិធម៌ផ្សេងទៀត
ដែលអនុវត្តដោយ ឬក្រោមការគ្រប់គ្រងពីបុគ្គលដែលជាសមាជិករបស់គណៈមេធាវី, និងការ
ផ្តល់ប្រឹក្សាទូទៅ និងការពិគ្រោះយោបល់ ការរៀបចំឯកសារផ្លូវច្បាប់ និងសកម្មភាពផ្សេង
ទៀតរបស់សារការីសាធារណៈ សារការីច្បាប់រដ្ឋប្បវេណី អាជ្ញាសាលា មជ្ឈត្តករ អ្នកត្រួតពិ
និត្យ និងអាជ្ញាកណ្តាល។

**ក្រុម ៦៩២ ៖ សកម្មភាពគណនេយ្យ ការកត់ត្រាគណនេយ្យ និងសវនកម្ម, ការពិគ្រោះ
យោបល់ផ្នែកពន្ធដារ**

ក្រុមនេះរាប់បញ្ចូលការកត់ត្រាប្រតិបត្តិការពាណិជ្ជកម្មរបស់អាជីវកម្ម ឬស្ថាប័នផ្សេង
ទៀត, ការរៀបចំ ឬសវនកម្មគណនីហិរញ្ញវត្ថុ, ការត្រួតពិនិត្យគណនី និងការបញ្ជាក់ពីភាព
ត្រឹមត្រូវនៃគណនីទាំងនេះ, ការរៀបចំប្រកាសពន្ធលើចំណូលបុគ្គលនិងចំណូលអាជីវកម្ម និង
សកម្មភាពប្រឹក្សាយោបល់, និងសកម្មភាពតំណាងឲ្យអតិថិជននៅចំពោះមុខអាជ្ញាធរពន្ធដារ។

ជំពូក ខ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស

ផ្នែក ៦៩ ៖ សកម្មភាពផ្នែកច្បាប់ និងគណនេយ្យ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៦៩១			សកម្មភាពផ្នែកច្បាប់
	៦៩១០ ^(១)		សកម្មភាពផ្នែកច្បាប់
		៦៩១០០	សកម្មភាពផ្នែកច្បាប់
៦៩២			សកម្មភាពគណនេយ្យ ការកត់ត្រាគណនេយ្យ និងសវនកម្ម, ការពិគ្រោះយោបល់ផ្នែកពន្ធដារ
	៦៩២០ ^(២)		សកម្មភាពគណនេយ្យ ការកត់ត្រាគណនេយ្យ និងសវនកម្ម, ការពិគ្រោះយោបល់ផ្នែកពន្ធដារ
		៦៩២០០	សកម្មភាពគណនេយ្យ ការកត់ត្រាគណនេយ្យ និងសវនកម្ម, ការពិគ្រោះយោបល់ផ្នែកពន្ធដារ
(១)	រាប់បញ្ចូល	(ក)	សកម្មភាពតំណាងផ្នែកច្បាប់ ដើម្បីការពារផលប្រយោជន៍ឲ្យភាគីមួយទល់នឹងភាគីមួយទៀត នៅឬមិននៅចំពោះមុខ តុលាការឬស្ថាប័នយុត្តិធម៌ផ្សេងទៀត ដែលអនុវត្តដោយ ឬក្រោមការគ្រប់គ្រងពីបុគ្គលដែលជាសមាជិករបស់គណៈមេធាវីដូចជា ៖ <ul style="list-style-type: none"> - ការផ្តល់យោបល់ និងការធ្វើជាតំណាងនៅក្នុងករណីរដ្ឋប្បវេណីករណីព្រហ្មទណ្ឌ ឬជម្លោះការងារ
		(ខ)	ការផ្តល់ប្រឹក្សានិងពិគ្រោះយោបល់ទូទៅ ការរៀបចំឯកសារផ្លូវច្បាប់ ដូចជា ៖ <ul style="list-style-type: none"> - លក្ខន្តិកៈក្រុមហ៊ុន កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម ឬឯកសារស្រដៀងគ្នានេះ ដែលទាក់ទងនឹងការបង្កើតក្រុមហ៊ុន - ប្រកាសនីយបត្រតក្កកម្ម(ប៉ាតង់) និងសិទ្ធិអ្នកនិពន្ធ - ការរៀបចំលិខិតផ្ទេរសិទ្ធិ លិខិតបណ្តាំមរតក។ល។
		(គ)	សកម្មភាពផ្សេងទៀតរបស់សារការីសាធារណៈ សារការីច្បាប់រដ្ឋប្បវេណីអាជ្ញាសាលា មជ្ឈត្តករ អ្នកត្រួតពិនិត្យ និងអាជ្ញាកណ្តាល។
	មិនរាប់បញ្ចូល		សកម្មភាពតុលាការច្បាប់ (មើល ៨៤២៣២)។
(២)	រាប់បញ្ចូល		សកម្មភាពពាក់ព័ន្ធនឹងការកត់ត្រាប្រតិបត្តិការពាណិជ្ជកម្មរបស់អាជីវកម្ម ឬស្ថាប័នផ្សេងទៀត ការរៀបចំ ឬសវនកម្មគណនីហិរញ្ញវត្ថុ ការត្រួតពិនិត្យគណនី និងការបញ្ជាក់ពីភាពត្រឹមត្រូវនៃគណនីទាំងនេះ ការរៀបចំការប្រកាសពន្ធលើចំណូលបុគ្គល និងចំណូលអាជីវកម្ម។ សកម្មភាពប្រឹក្សាយោបល់ និងតំណាងឲ្យអតិថិជន (ក្រៅពីតំណាងផ្នែកច្បាប់) នៅចំពោះមុខអាជ្ញាធរពន្ធដារ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។
	មិនរាប់បញ្ចូល	(ក)	សកម្មភាពបំប្លែងទិន្នន័យ និងការរៀបចំតារាងទិន្នន័យ (មើល ៦៣១១០)
		(ខ)	ការពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ដូចជា ការបង្កើតប្រព័ន្ធគណនេយ្យ កម្មវិធីគណនេយ្យថ្លៃដើម និងនីតិវិធីត្រួតពិនិត្យថវិកា (មើល ៧០២០)
		(គ)	ការប្រមូលវិក្កយបត្រ (មើល ៨២៩១០)។

ផ្នែក ៧០ ៖ សកម្មភាពរបស់ការិយាល័យកណ្តាល សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង

ផ្នែកនេះរាប់បញ្ចូលការផ្តល់យោបល់និងជំនួយ ដល់អាជីវកម្មនិងអង្គការនានា លើ បញ្ហាគ្រប់គ្រង ដូចជា ៖ ការធ្វើផែនការយុទ្ធសាស្ត្រ និងការចាត់ចែងអង្គការ, ការធ្វើផែនការ ហិរញ្ញវត្ថុ និងថវិកា, ការកំណត់គោលបំណងនិងគោលនយោបាយទីផ្សារ, ការតាក់តែងគោល នយោបាយ ការអនុវត្ត និងការធ្វើផែនការខាងធនធានមនុស្ស, ការធ្វើកាលវិភាគផលិតកម្ម, និងការធ្វើផែនការត្រួតពិនិត្យ។ ផ្នែកនេះក៏រាប់បញ្ចូលផងដែរនូវ ការមើលការខុសត្រូវ និងការ គ្រប់គ្រងអង្គការផ្សេងទៀតរបស់ក្រុមហ៊ុន ឬសហគ្រាសដដែល (ឧ. សកម្មភាពរបស់ការិយា ល័យកណ្តាល)។

ក្រុម ៧០១ ៖ សកម្មភាពរបស់ការិយាល័យកណ្តាល

ក្រុមនេះរាប់បញ្ចូល ការពិនិត្យមើលនិងការគ្រប់គ្រងអង្គការផ្សេងទៀតរបស់ក្រុមហ៊ុន ឬសហគ្រាសដដែល, ការធ្វើផែនការយុទ្ធសាស្ត្រឬការចាត់ចែងអង្គការ និងការកំណត់តួនាទី ធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមហ៊ុន ឬសហគ្រាស, ការត្រួតពិនិត្យសកម្មភាពប្រតិបត្តិការ និងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ របស់អង្គការដែលពាក់ព័ន្ធ។

ក្រុម ៧០២ ៖ សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង

ក្រុមនេះរាប់បញ្ចូល ការផ្តល់ប្រឹក្សាយោបល់ ការណែនាំ និងជំនួយផ្នែកប្រតិបត្តិការ ដល់អាជីវកម្មនិងអង្គការនានា ទៅលើ ៖ បញ្ហាគ្រប់គ្រងដូចជា ការធ្វើផែនការយុទ្ធសាស្ត្រ និងការចាត់ចែងអង្គការ, ការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ, ការកំណត់គោលបំណង និងគោលនយោបាយទីផ្សារ, ការតាក់តែងគោលនយោបាយ ការអនុវត្ត និងការធ្វើផែនការ ខាងធនធានមនុស្ស, ការធ្វើកាលវិភាគផលិតកម្ម, និងការធ្វើផែនការត្រួតពិនិត្យ។

ការផ្តល់សេវាកម្មផ្នែកជំនួយនេះអាចរាប់បញ្ចូល ៖ ការផ្តល់ប្រឹក្សាយោបល់ ការណែនាំ និងជំនួយផ្នែកប្រតិបត្តិការ ដល់ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ ពាក់ព័ន្ធនឹងសកម្មភាពទំនាក់ ទំនងសាធារណៈនិងសកម្មភាពប្រស្រ័យទាក់ទង, សកម្មភាពបញ្ចុះបញ្ចូល(ឡបប៊ី), ការ បង្កើតវិធីសាស្ត្រនីតិវិធីគណនេយ្យ ការបង្កើតកម្មវិធីគណនេយ្យថ្លៃដើម នីតិវិធីត្រួតពិនិត្យ ថវិកា, និងការប្រឹក្សាយោបល់និងជំនួយ ដល់ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ អំពីការធ្វើ ផែនការ ការចាត់ចែង ប្រសិទ្ធភាពនិងការត្រួតពិនិត្យ ព័ត៌មានគ្រប់គ្រង។ល។

ជំពូក ខ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស

ផ្នែក ៧០ ៖ សកម្មភាពរបស់ការិយាល័យកណ្តាល សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧០១	៧០១០ ^(១)		សកម្មភាពរបស់ការិយាល័យកណ្តាល
			សកម្មភាពរបស់ការិយាល័យកណ្តាល
		៧០១០០	សកម្មភាពរបស់ការិយាល័យកណ្តាល
៧០២	៧០២០ ^(២)		សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង
			សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង
		៧០២០០	សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង
(១)	រាប់បញ្ចូល		ការមើលការខុសត្រូវ និងការគ្រប់គ្រងអង្គភាពនានារបស់ក្រុមហ៊ុន ឬសហគ្រាស ការត្រួតពិនិត្យប្រតិបត្តិការ និងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពដែលពាក់ព័ន្ធរួមមាន ការិយាល័យកណ្តាល ការិយាល័យរដ្ឋបាលកណ្តាល ការិយាល័យសាជីវកម្មការិយាល័យស្រុកនិងតំបន់ និងការិយាល័យគ្រប់គ្រងសាខា។
	មិនរាប់បញ្ចូល		សកម្មភាពរបស់ក្រុមហ៊ុនកាន់កាប់ភាគហ៊ុន ដែលមិនជាប់ទាក់ទងនឹងការគ្រប់គ្រង (មើល ៦៤២០០)។
(២)	មិនរាប់បញ្ចូល	(ក)	ការបង្កើតកម្មវិធីកំពូលទ័រសម្រាប់ប្រព័ន្ធគណនេយ្យ (មើល ៦២០១០)
		(ខ)	ការប្រឹក្សាយោបល់ និងតំណាងផ្នែកច្បាប់ (មើល ៦៩១០០)
		(គ)	សកម្មភាពគណនេយ្យ ការកត់ត្រាគណនេយ្យ និងសវនកម្ម និងការពិគ្រោះយោបល់ផ្នែកពន្ធដារ (មើល ៦៩២០០)
		(ឃ)	សកម្មភាពផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងការប្រឹក្សាយោបល់បច្ចេកទេសផ្សេងទៀត (មើល ៧១១០១, ៧១១០២, ៧៤៩០០)
		(ង)	សកម្មភាពផ្សាយពាណិជ្ជកម្ម (មើល ៧៣១០០)
		(ច)	ការស្រាវជ្រាវទីផ្សារ និងការស្ទង់មតិសាធារណៈ (មើល ៧៣២០០)
		(ឆ)	សេវាកម្មជ្រើសរើសបុគ្គលិក ឬសេវាកម្មពិគ្រោះយោបល់ស្វែងរកបុគ្គលិក (មើល ៧៨១០០)
		(ជ)	សកម្មភាពពិគ្រោះយោបល់ខាងអប់រំ (មើល ៨៥៥០០)។
	រាប់បញ្ចូល	(ក)	ការជ្រើសរើសពលករ និងការផ្តល់សេវាបុគ្គលិក
		(ខ)	ការពិគ្រោះយោបល់ផ្នែកទំនាក់ទំនងសាធារណៈ។

ផ្នែក ៧១ ៖ សកម្មភាពស្ថាបត្យកម្មនិងវិស្វកម្ម ការពិសោធន៍វិភាគបច្ចេកទេស

ផ្នែកនេះរាប់បញ្ចូលការផ្តល់សេវាកម្មខាងស្ថាបត្យកម្ម វិស្វកម្ម ពង្រាងសំណង់ អធិការកិច្ចអគារ និងខាងការវាស់ស្ទង់និងកំណត់ទីតាំង។ ផ្នែកនេះក៏រាប់បញ្ចូលផងដែរ នូវសេវាកម្មពិសោធន៍វិភាគផ្នែករូបសាស្ត្រ គីមីសាស្ត្រ និងសេវាកម្មពិសោធន៍វិភាគផ្សេងទៀត។

ក្រុម ៧១១ ៖ សកម្មភាពស្ថាបត្យកម្មនិងវិស្វកម្ម និងការពិគ្រោះយោបល់បច្ចេកទេស ដែលពាក់ព័ន្ធ

ក្រុមនេះរាប់បញ្ចូលការផ្តល់សេវាកម្មខាងស្ថាបត្យកម្ម វិស្វកម្ម ពង្រាងសំណង់ អធិការកិច្ចអគារ និងខាងការវាស់ស្ទង់និងកំណត់ទីតាំង ជាដើម។

ក្រុម ៧១២ ៖ ការពិសោធន៍ និងវិភាគបច្ចេកទេស

ក្រុមនេះរាប់បញ្ចូល ៖ ការពិសោធន៍ផ្នែករូបសាស្ត្រ គីមីសាស្ត្រ និងការពិសោធន៍វិភាគផ្សេងៗទៀត ទៅលើគ្រប់ប្រភេទសម្ភារៈនិងផលិតផល, ការចេញវិញ្ញាបនបត្រទទួលស្គាល់ផលិតផល រួមមាន ទំនិញប្រើប្រាស់ យានយន្ត យន្តហោះ ធុងសម្អាតខ្យល់ រោងចក្រនុយក្លេអ៊ែរ។ល។, ការត្រួតពិនិត្យសុវត្ថិភាពយានយន្តជាប្រចាំ, ការពិសោធន៍ដោយប្រើសំណាក (ឧ. យន្តហោះ កប៉ាល់ ទំនប់។ល។) និងប្រតិបត្តិការទីពិសោធន៍របស់នគរបាល។

ជំពូក ខ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស

ផ្នែក ៧១ ៖ សកម្មភាពស្ថាបត្យកម្មនិងវិស្វកម្ម ការពិសោធនិងវិភាគបច្ចេកទេស

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧១១			សកម្មភាពស្ថាបត្យកម្មនិងវិស្វកម្ម និងការពិគ្រោះយោបល់បច្ចេកទេស ដែលពាក់ព័ន្ធ
	៧១១០ ^(១)		សកម្មភាពស្ថាបត្យកម្មនិងវិស្វកម្ម និងការពិគ្រោះយោបល់បច្ចេកទេស ដែលពាក់ព័ន្ធ
		៧១១០១	សេវាកម្មស្ថាបត្យកម្ម ^(២)
		៧១១០២	សេវាកម្មវិស្វកម្ម និងការពិគ្រោះយោបល់បច្ចេកទេសផ្សេងទៀត ^(៣)
(១)	មិនរាប់បញ្ចូល	(ក)	ការខ្វែងសាកល្បងដែលទាក់ទងនឹងការរុករករ៉ែ (មើល ០៩១០០, ០៩៩០០)
		(ខ)	ការអភិវឌ្ឍប្រព័ន្ធផ្សាយកម្មវិធីកុំព្យូទ័រពាក់ព័ន្ធ (មើល ៥៨២០០, ៦២០១០)
		(គ)	សកម្មភាពរបស់អ្នកពិគ្រោះយោបល់ផ្នែកកុំព្យូទ័រ (មើល ៦២០២០, ៦២០៩០)
		(ឃ)	ការពិសោធបច្ចេកទេស (មើល ៧១២០០)
		(ង)	សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលទាក់ទងនឹងវិស្វកម្ម (មើល ៧២១០០)
		(ច)	ការរចនាខាងផ្នែកឧស្សាហកម្ម (មើល ៧៤១០០)
		(ឆ)	ការតុបតែងផ្នែកខាងក្នុងអគារ (មើល ៧៤១០០)
		(ជ)	ការថតរូបលំហអាកាស (មើល ៧៥២០០)។
(២)	រាប់បញ្ចូល		សកម្មភាពពិគ្រោះយោបល់ផ្នែកស្ថាបត្យកម្ម ដែលទាក់ទងនឹង ៖ ការរចនាអគារនិង ពង្រាងសំណង់ ហើយជារៀងៗពាក់ព័ន្ធនឹងការគ្រប់គ្រងការសាងសង់, ការធ្វើ ផែនការនគរូបីយកម្មទីប្រជុំជននិងទីក្រុង, និងស្ថាបត្យកម្មទេសភាព។
(៣)	រាប់បញ្ចូល	(ក)	ការរចនាវិស្វកម្ម (ឧ. ការអនុវត្តច្បាប់រូបវិទ្យា និងគោលការណ៍វិស្វកម្មនៅក្នុង ការរចនាម៉ាស៊ីន រុក្ខជាតុ ឧបករណ៍ ទ្រង់ទ្រាយ ដំណើរការ និងប្រព័ន្ធ) និងសកម្មភាព ពិគ្រោះយោបល់សម្រាប់ ៖ សកម្មភាពដំណើរការម៉ាស៊ីននិងឧស្សាហកម្ម និងរោងចក្រ ឧស្សាហកម្ម, គម្រោងដែលពាក់ព័ន្ធនឹងវិស្វកម្មស៊ីវិល វិស្វកម្មកម្លាំងទឹក វិស្វកម្ម ចរាចរណ៍, គម្រោងគ្រប់គ្រងទឹក, ការធ្វើអន្តរកម្ម និងដំណើរការគម្រោងដែលទាក់ទង នឹងវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច វិស្វកម្មរុករករ៉ែ វិស្វកម្មគីមី វិស្វកម្មខាងមេកានិច ខាងឧស្សាហកម្ម និងខាងប្រព័ន្ធ និងវិស្វកម្មសុវត្ថិភាព, សកម្មភាពគ្រប់គ្រងគម្រោង ដែលពាក់ព័ន្ធនឹងសំណង់
		(ខ)	ការដាក់ឱ្យដំណើរការគម្រោងដែលប្រើប្រាស់ម៉ាស៊ីនគ្រឿង ទូទឹកកក វិស្វកម្មខាងត្រួតពិនិត្យអនាម័យនិងការបំពុល និងវិស្វកម្មខាងសំឡេងនិងរំញ័រ។ល។
		(គ)	ការអង្កេតស្រាវជ្រាវខាងភូគព្ភរូបវន្តសាស្ត្រ ភូគព្ភសាស្ត្រ និងការព្យាយាមដី
		(ឃ)	សកម្មភាពអង្កេតវិភាគផែនដី ដូចជា សកម្មភាពអង្កេតដីនិងព្រំប្រទល់ សកម្មភាព អង្កេតកម្លាំងទឹក សកម្មភាពអង្កេតផ្ទៃរងរបស់ដី និងសកម្មភាពគូរផែនទីនិងព័ត៌មាន អំពីលំហ។
	មិនរាប់បញ្ចូល		ការខ្វែង និងការដឹកសាកល្បងដែលទាក់ទងនឹងនិស្សាវណកម្មប្រេងនិងឧស្ម័ន ដែលត្រូវបានចាត់ ថ្នាក់នៅក្នុងសកម្មភាពគាំទ្រ (មើល ០៩១០០) ដល់និស្សាវណកម្មប្រេងនិងឧស្ម័នធម្មជាតិ។

ជំពូក ខ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស

ផ្នែក ៧១ ៖ សកម្មភាពស្ថាបត្យកម្មនិងវិស្វកម្ម ការពិសោធនិងវិភាគបច្ចេកទេស

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧១២			ការពិសោធនិងវិភាគបច្ចេកទេស
	៧១២០		ការពិសោធនិងវិភាគបច្ចេកទេស
		៧១២០០	ការពិសោធនិងវិភាគបច្ចេកទេស ^(១)

- (១) **រាប់បញ្ចូល**
- (ក) ការពិសោធនៃក្រុមសាស្ត្រ គីមីសាស្ត្រ និងការពិសោធនៃវិភាគផ្សេងៗទៀត ទៅលើគ្រប់ប្រភេទសម្ភារៈ និងផលិតផល ៖
 - ការពិសោធសរស័ព្ទ និងរំញ័រ
 - ការពិសោធធាតុផ្សំ និងភាពសុទ្ធរបស់វិល។
 - សកម្មភាពពិសោធន៍ក្នុងផ្នែកអនាម័យចំណីអាហារ រួមមាន ការពិសោធនិងការត្រួតពិនិត្យសត្វ ទាក់ទងនឹងផលិតកម្មម្ហូបអាហារ
 - ការពិសោធនៃផ្នែកខាងក្រៅ និងសមត្ថភាពរបស់វត្ថុធាតុ ដូចជា ភាពខ្លាំង ភាពក្រាស់ ភាពជាប់បានយូរ ភាពចម្លងកម្ដៅអគ្គិសនី និងវិទ្យុសកម្ម។ល។
 - ការពិសោធលើលក្នុងណៈសម្បត្តិ និងភាពអាចទុកចិត្តបាន
 - ការពិសោធសមត្ថភាពម៉ាស៊ីន ៖ ម៉ូតូ រថយន្ត និងឧបករណ៍អគ្គិសនី ដោយប្រើជាមួយឬមិនជាមួយ គំរូឬសំណាកនៃកប៉ាល់ យន្តហោះ និងទំនប់។ល។
 - ការពិសោធដោយថតនៅត្រង់កន្លែងតំណ
 - ការប្រមូលនិងវិភាគទិន្នន័យដើម្បីកំណត់បុព្វហេតុនៃភាពមិនដំណើរការនៅក្នុងវិស័យឧស្សាហកម្ម
 - ការពិសោធនិងវាស់ស្ទង់នាករបរិស្ថាន ៖ ការបំពុលខ្យល់ និងការបំពុលទឹក។ល។
 - (ខ) ការចេញវិញ្ញាបនបត្រទទួលស្គាល់ផលិតផល រួមមាន ទំនិញប្រើប្រាស់ យានយន្ត យន្តហោះ ធុងសម្ពាធខ្យល់ រោងចក្រនុយក្លេអ៊ែរ។ល។
 - (គ) ការពិសោធនៃផ្នែកវាយនភណ្ឌ
 - (ឃ) ប្រតិបត្តិការទីពិសោធន៍របស់នគរបាល
 - (ង) ការពិសោធមិនមែនផ្នែកវេជ្ជសាស្ត្រ
 - (ច) ការត្រួតពិនិត្យសុវត្ថិភាពយានយន្តជាប្រចាំ។
- មិនរាប់បញ្ចូល**
- (ក) ការពិសោធសំណាកសត្វ (មើល ៧៥០០០)
 - (ខ) ការពិសោធនៃផ្នែកវេជ្ជសាស្ត្រ (មើល ៨៦៩០១)។

ផ្នែក ៧២ ៖ ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ

ផ្នែកនេះរាប់បញ្ចូល សកម្មភាពនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍បីប្រភេទ ៖ (១) ការស្រាវជ្រាវមូលដ្ឋាន ដូចជា ការងារពិសោធន៍ឬការងារទ្រឹស្តី ធ្វើឡើងជាចម្បងដើម្បីទទួលបានចំណេះដឹងថ្មីស្តីពីមូលដ្ឋានគ្រឹះរបស់បាតុភូត និងការពិតដែលអាចសង្កេតបាន ដោយគ្មានគោលដៅជាក់លាក់សម្រាប់ការអនុវត្ត ឬប្រើប្រាស់ណាមួយឡើយ, (២) ការស្រាវជ្រាវបែបអនុវត្តន៍ ៖ ការអង្កេតដើមដំបូងធ្វើឡើង ដើម្បីទទួលបានចំណេះដឹងថ្មី ដែលមានទិសដៅសំខាន់គឺឆ្ពោះទៅរកគោលបំណង ឬកម្មវត្ថុអនុវត្តន៍ជាក់លាក់, និង (៣) ការអភិវឌ្ឍន៍បែបពិសោធន៍ ៖ ការងារជាប្រព័ន្ធ ដោយទាញយកមកប្រើនូវចំណេះដឹងដែលមានស្រាប់ ដែលទទួលបានពីការស្រាវជ្រាវ ឬការពិសោធដាក់ស្តែង មានទិសដៅឆ្ពោះទៅរកការផលិតវត្ថុធាតុ ផលិតផល និងឧបករណ៍ថ្មី ការតម្លើងដំណើរការ ប្រព័ន្ធ និងសេវាកម្មថ្មី និងការកែលម្អយ៉ាងច្រើនលើផលិតផលដែលបានផលិត និងតម្លើងស្រាប់។

សកម្មភាពនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍បែបពិសោធន៍នៅក្នុងផ្នែកនេះ ត្រូវបានបែងចែកជាពីរក្រុម ៖ វិទ្យាសាស្ត្រធម្មជាតិនិងវិស្វកម្ម និង វិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ។

ក្រុម ៧២១ ៖ ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្ម

ក្រុមនេះរាប់បញ្ចូល ការស្រាវជ្រាវនិងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្ម ដូចជា ការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រធម្មជាតិ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកវិស្វកម្មនិងបច្ចេកវិទ្យា ការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកជីវបច្ចេកវិទ្យា ការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រកសិកម្ម និងការស្រាវជ្រាវនិងអភិវឌ្ឍន៍អន្តរឯកទេសដែលសង្កត់ធ្ងន់លើផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្ម។

ក្រុម ៧២២ ៖ ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ

ក្រុមនេះរាប់បញ្ចូល ការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រសង្គម ការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកមនុស្សសាស្ត្រ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍អន្តរឯកទេសដែលសង្កត់ធ្ងន់លើផ្នែកវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ។

ជំពូក ខ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស
ផ្នែក ៧២ ៖ ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧២១			ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្ម
	៧២១០		ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្ម
		៧២១០០	ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្ម ^(១)
៧២២			ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ
	៧២២០ ^(២)		ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ
		៧២២០០	ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ

- (១) **រាប់បញ្ចូល** សេវាកម្មខាងការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបពិសោធន៍ ផ្នែកគីមីវិទ្យានិងជីវវិទ្យា។
- រាប់បញ្ចូល** ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ផ្នែកឱសថសាស្ត្រនិងឱសថជីវសាស្ត្រ។
- រាប់បញ្ចូល** ការស្រាវជ្រាវ និងអភិវឌ្ឍន៍អន្តរឯកទេស ដែលសង្កត់ធ្ងន់លើផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្ម។
- (២) **មិនរាប់បញ្ចូល** ការស្រាវជ្រាវទីផ្សារ (មើល ៧៣២០០)។

ផ្នែក ៧៣ ៖ ការផ្សាយពាណិជ្ជកម្ម និងការស្រាវជ្រាវទីផ្សារ

ផ្នែកនេះរាប់បញ្ចូល ការបង្កើតយុទ្ធនាការផ្សាយពាណិជ្ជកម្ម និងការដាក់ការផ្សាយពាណិជ្ជកម្មទាំងនេះនៅតាម កាលិកបត្រ កាសែត វិទ្យុ និងទូរទស្សន៍ ឬតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ព្រមទាំងការចនាការដាក់តាំងបង្ហាញ និងវេបសាយ។

ក្រុម ៧៣១ ៖ ការផ្សាយពាណិជ្ជកម្ម

ក្រុមនេះរាប់បញ្ចូល ការផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ (តាមរយៈសមត្ថភាពផ្ទៃក្នុង ឬកិច្ចសន្យាបន្ត) រួមមាន ការផ្តល់ប្រឹក្សាយោបល់ សេវាកម្មច្នៃប្រឌិត និងការផលិតសម្ភារៈផ្សាយពាណិជ្ជកម្ម ការធ្វើផែនការ និងការទិញប្រព័ន្ធផ្សព្វផ្សាយ។

ក្រុម ៧៣២ ៖ ការស្រាវជ្រាវទីផ្សារ និងការស្ទង់មតិសាធារណៈ

ក្រុមនេះរាប់បញ្ចូល ការអង្កេតទៅលើសក្តានុពលទីផ្សារ ការទទួលស្គាល់និងការបន្សុំផលិតផលទៅក្នុងទីផ្សារ និងឥរិយាបថទិញទំនិញរបស់អតិថិជន ក្នុងគោលបំណងនៃការផ្សព្វផ្សាយលក់ និងការអភិវឌ្ឍផលិតផលថ្មី ព្រមទាំងការវិភាគស្ថិតិនៃលទ្ធផលអង្កេតទាំងនេះ, និងការអង្កេតមតិសាធារណជនអំពីបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គម និងការវិភាគស្ថិតិនៃការអង្កេតទាំងនេះ។

ជំពូក ខ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស

ផ្នែក ៧៣ ៖ ការផ្សាយពាណិជ្ជកម្ម និងការស្រាវជ្រាវទីផ្សារ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ	
៧៣១	៧៣១០		ការផ្សាយពាណិជ្ជកម្ម	
			ការផ្សាយពាណិជ្ជកម្ម	
		៧៣១០០	ការផ្សាយពាណិជ្ជកម្ម ^(១)	
៧៣២	៧៣២០		ការស្រាវជ្រាវទីផ្សារ និងការស្ទង់មតិសាធារណៈ	
			ការស្រាវជ្រាវទីផ្សារ និងការស្ទង់មតិសាធារណៈ	
		៧៣២០០	ការស្រាវជ្រាវទីផ្សារ និងការស្ទង់មតិសាធារណៈ ^(២)	
(១)	រាប់បញ្ចូល	(ក)	ការបង្កើត និងការអនុវត្តយុទ្ធនាការផ្សាយពាណិជ្ជកម្ម (ការបង្កើត និងការដាក់ការផ្សាយពាណិជ្ជកម្ម នៅតាមកាសែត កាលិកបត្រ វិទ្យុ ទូរទស្សន៍ អ៊ីនធឺណែត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត, ការបង្កើត និងការដាក់ការផ្សាយពាណិជ្ជកម្មនៅខាងក្រៅអគារ ដូចជា ផ្ទាំងប្រកាស ការដាក់តាំងផ្សាយពាណិជ្ជកម្ម ព្រឹត្តិបត្រ និងប្រអប់ផ្សាយពាណិជ្ជកម្ម ការដាក់តាំងផលិតផល បន្ទប់បង្ហាញផលិតផល ការដាក់បង្ហាញតាមរថយន្ត និងរថយន្តក្រុង ។ល។, ការដាក់បង្ហាញឲ្យឃើញតាមប្រព័ន្ធផ្សព្វផ្សាយ ដូចជា ការលក់ម៉ោងនិងកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយ, ការផ្សាយពាណិជ្ជកម្មតាមអាកាស (តាមយន្តបាឡុង ។ល។), ការចែកចាយសម្ភារៈ ឬសំណាកផ្សាយពាណិជ្ជកម្ម, ការផ្តល់កន្លែងផ្សាយពាណិជ្ជកម្មនៅលើផ្ទាំងផ្សាយពាណិជ្ជកម្ម ។ល។, ការបង្កើតស្តង់ផ្សាយពាណិជ្ជកម្ម និងសម្ភារៈនិងកន្លែងផ្សាយពាណិជ្ជកម្មផ្សេងទៀត	
		(ខ)	ការផ្តល់សេវាកម្មយុទ្ធនាការដើរទីផ្សារ(ម៉ាយ៉ែតធីង) និងការផ្សាយពាណិជ្ជកម្មផ្សេងទៀតក្នុងគោលបំណងទាក់ទាញ និងរក្សាអតិថិជន (ការផ្សព្វផ្សាយផលិតផល ការធ្វើម៉ាយ៉ែតធីងនៅកន្លែងលក់ ការផ្សាយពាណិជ្ជកម្មដោយបញ្ជូនសន្លឹកប័ណ្ណតាមប្រៃសណីយ៍ និងការពិគ្រោះយោបល់ផ្នែកម៉ាយ៉ែតធីង)	
		មិនរាប់បញ្ចូល	(ក)	ការបោះពុម្ពផ្សាយសម្ភារៈផ្សាយពាណិជ្ជកម្ម (មើល ៥៨១៩០)
			(ខ)	ការផលិតសារពាណិជ្ជកម្មសម្រាប់វិទ្យុ ទូរទស្សន៍ និងខ្សែភាពយន្ត (មើល ៥៩១១០)
			(គ)	សកម្មភាពទំនាក់ទំនងសាធារណៈ (មើល ៧០២០០)
			(ឃ)	ការស្រាវជ្រាវទីផ្សារ (មើល ៧៣២០០)
			(ង)	ការថតផ្សាយពាណិជ្ជកម្ម (មើល ៧៤២០០)
			(ច)	អ្នករៀបចំសន្និបាត និងពិព័រណ៍ពាណិជ្ជកម្ម (មើល ៨២៣០០)
			(ឆ)	សកម្មភាពបញ្ជូនតាមប្រៃសណីយ៍ (ការផ្ញើលិខិត ការជ្រើសរើសអាសយដ្ឋាន ។ល។) (មើល ៨២៩៩០)។
			(២)	រាប់បញ្ចូល

ផ្នែក ៧៤ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត

ផ្នែកនេះរាប់បញ្ចូលការផ្តល់សេវាកម្មវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស (លើកលែងតែសកម្មភាពផ្នែកច្បាប់ និងគណនេយ្យ សកម្មភាពផ្នែកស្ថាបត្យកម្ម និងវិស្វកម្ម ការពិសោធន៍ និងការវិភាគបច្ចេកទេស សកម្មភាពផ្នែកគ្រប់គ្រង និងការពិគ្រោះយោបល់ផ្នែកគ្រប់គ្រង សកម្មភាពនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការផ្សាយពាណិជ្ជកម្ម)។

អ្នកនិពន្ធដែលរៀបចំក្បួនសៀវភៅបច្ចេកទេស ឬសម្ភារៈផ្សេងទៀតដែលមានមតិកាអំពីបច្ចេកទេស ត្រូវបានចាត់ចូលទៅក្នុងថ្នាក់ ៧៤៩០។

ក្រុម ៧៤១ ៖ សកម្មភាពរចនាឯកទេស

ក្រុមនេះរាប់បញ្ចូល ការរចនាម៉ូតដែលទាក់ទងនឹង វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង គ្រឿងអលង្ការ គ្រឿងសង្ហារឹម និងការតែងលម្អផ្នែកខាងក្នុង និងទំនិញពេញនិយមផ្សេងទៀត ព្រមទាំងទំនិញប្រើប្រាស់ផ្ទាល់ខ្លួន ឬតាមផ្ទះ, ការរចនាផ្នែកឧស្សាហកម្ម ដូចជា ការបង្កើត និងការអភិវឌ្ឍនៃការរចនាម៉ូត និងលក្ខណៈលម្អិតដើម្បីធ្វើឲ្យប្រសើរនូវការប្រើប្រាស់តម្លៃ និងរូបរាងរបស់ផលិតផល រួមមាន ការកំណត់រត្តុធាតុ ការសាងសង់ យន្តការ ទ្រង់ទ្រាយពណ៌ និងការសម្អាតផ្ទៃខាងក្រៅនៃផលិតផល ដោយគិតទៅដល់ចរិតលក្ខណៈ និងតម្រូវការរបស់មនុស្ស សុវត្ថិភាព ការចង់បានរបស់ទីផ្សារ និងប្រសិទ្ធភាពនៅក្នុងផលិតកម្ម ការបែងចែក ការប្រើប្រាស់ និងថែទាំ, សេវាកម្មរបស់អ្នករចនាក្រាហ្វិច, និងសកម្មភាពរបស់អ្នកតែងលម្អផ្នែកខាងក្នុង។

ក្រុម ៧៤២ ៖ សកម្មភាពថតរូប

ក្រុមនេះរាប់បញ្ចូលនូវ ៖ ការផលិតរូបថតសម្រាប់ពាណិជ្ជកម្ម និងសម្រាប់អ្នកប្រើប្រាស់ ដូចជា ការថតរូបសម្រាប់លិខិតឆ្លងដែន សាលារៀន និងអាពាហ៍ពិពាហ៍។ល។ ការថតរូបសម្រាប់គោលបំណងពាណិជ្ជកម្ម ការបោះពុម្ពផ្សាយ ការបង្ហាញម៉ូត អចលនទ្រព្យ ឬទេសចរណ៍ ការថតរូបពីលើអាកាស និងការថតវីដេអូនៃព្រឹត្តិការណ៍នានា (ការរៀបអាពាហ៍ពិពាហ៍ ការប្រជុំ។ល។), ការបំប្លែងហ្វីល ដូចជា ការអភិវឌ្ឍ ការបោះពុម្ព និងការពង្រីកពីហ្វីលដែលអតិថិជនថតមិនបានស្អាតឬហ្វីលដែលថតហើយ ទីពិសោធន៍អភិវឌ្ឍន៍ហ្វីលនិងការបោះពុម្ពរូបថត ហាងថតរូបដែលផ្តិតយកក្នុងរយៈពេល១ម៉ោង (មិនមែនជាផ្នែកមួយនៃហាងលក់ម៉ាស៊ីនថតទេ) ការរៀបចំរូបថតបញ្ចាំងឬហ្វីល ការថតចម្លង និងការរក្សាទុកឬការស្ថាបនាឡើងវិញនូវភាពភ្លឺ ដែលពាក់ព័ន្ធនឹងការថតរូប, សកម្មភាពរបស់អ្នកកាសែតរូបថត និងការថតឯកសារដោយប្រើមីក្រូហ្វីល។

**ក្រុម ៧៤៩ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត ដែលពុំបានរាប់
បញ្ចូល**

ក្រុមនេះរាប់បញ្ចូលសកម្មភាពសេវាកម្មជាច្រើន ដែលជាទូទៅផ្តល់ទៅឲ្យអតិថិជន
ផ្នែកពាណិជ្ជកម្ម។ ក្រុមនេះរាប់បញ្ចូលសកម្មភាព ដែលទាមទារនូវកម្រិតជំនាញវិជ្ជាជីវៈ វិទ្យា
សាស្ត្រ និងបច្ចេកទេសជាន់ខ្ពស់ ប៉ុន្តែមិនរាប់បញ្ចូលមុខងារជំនួញប្រចាំថ្ងៃ ឬជាប្រចាំដែលជា
ធម្មតាមានរយៈពេលខ្លី។

ជំពូក ខ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស

ផ្នែក ៧៤ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧៤១			សកម្មភាពរចនាឯកទេស
	៧៤១០ ^(១)		សកម្មភាពរចនាឯកទេស
		៧៤១០០	សកម្មភាពរចនាឯកទេស
៧៤២			សកម្មភាពថតរូប
	៧៤២០ ^(២)		សកម្មភាពថតរូប
		៧៤២០០	សកម្មភាពថតរូប ^(៣)

- (១) **រាប់បញ្ចូល** ការតែងលម្អផ្នែកខាងក្នុង ការរចនាក្រាហ្វិច ការរចនាម៉ូត និងការរចនាផ្នែកឧស្សាហកម្ម។
- មិនរាប់បញ្ចូល** (ក) ការរចនា និងការបង្កើតកម្មវិធីទំព័រវេបសាយ (មើល ៦២០១)
- (ខ) ការរចនាផ្នែកស្ថាបត្យកម្ម (មើល ៧១១០១)
- (គ) ការរចនាផ្នែកវិស្វកម្ម (ឧ. ការអនុវត្តច្បាប់រូបវិទ្យា និងគោលការណ៍វិស្វកម្មនៅក្នុងការរចនាម៉ាស៊ីន វត្ថុធាតុ ឧបករណ៍ ទ្រង់ទ្រាយ ដំណើរការ និងប្រព័ន្ធ) (មើល ៧១១០២)។
- (២) **មិនរាប់បញ្ចូល** (ក) ការបំប្លែងហ្វីលខ្សែភាពយន្តដែលទាក់ទងនឹងឧស្សាហកម្មភាពយន្ត និងទូរទស្សន៍ (មើល ៥៩១២០)
- (ខ) សកម្មភាពគួរផែនទី និងព័ត៌មានអំពីលំហ (មើល ៧១១០២)។
- (៣) **រាប់បញ្ចូល** (ក) ការផលិតរូបថតពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ដូចជា ការថតរូបសម្រាប់លិខិតឆ្លងដែន សាលារៀន និងអាពាហ៍ពិពាហ៍។ល។, ការថតរូបសម្រាប់គោលបំណងពាណិជ្ជកម្ម ការបោះពុម្ពផ្សាយ ការបង្ហាញម៉ូត អចលនទ្រព្យ ឬទេសចរណ៍, ការថតរូបពីលើអាកាស និងការថតវីដេអូនៃព្រឹត្តិការណ៍នានា (ការរៀបអាពាហ៍ពិពាហ៍ ការប្រជុំ។ល។)
- (ខ) ការបំប្លែងហ្វីល ដូចជា ការអភិវឌ្ឍ ការបោះពុម្ព និងការពង្រីកពីហ្វីលដែលអតិថិជនថតមិនបានស្អាត ឬហ្វីលដែលថតហើយ, ទីពិសោធន៍អភិវឌ្ឍន៍ហ្វីល និងការបោះពុម្ពរូបថត, ហាងថតរូបដែលផ្តិតយកក្នុងរយៈពេល១ម៉ោង(មិនមែនជាផ្នែកមួយនៃហាងលក់ម៉ាស៊ីនថតទេ) ការរៀបចំរូបថតបញ្ចាំង ឬហ្វីល, និងការថតចម្លង និងការរក្សាទុក ឬការស្ថាបនាឡើងវិញនូវភាពភ្លឺ ដែលពាក់ព័ន្ធនឹងការថតរូប
- (គ) សកម្មភាពរបស់អ្នកកាសែតរូបថត
- (ឃ) ការថតឯកសារដោយប្រើមីក្រូហ្វីល។

ជំពូក ខ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស
ផ្នែក ៧៤ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧៤៩			សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត ដែលពុំបានរាប់បញ្ចូល
	៧៤៩០ ^(១)		សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត ដែលពុំបានរាប់បញ្ចូល
		៧៤៩០០	សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត ដែលពុំបានរាប់បញ្ចូល
(១)	រាប់បញ្ចូល	(ក)	សកម្មភាពបកប្រែ
		(ខ)	ការពិគ្រោះយោបល់ផ្នែកសន្តិសុខ
		(គ)	សកម្មភាពរបស់អ្នកអង្កេតបែបបរិមាណ
		(ឃ)	សកម្មភាពរបស់ទីប្រឹក្សាដែលមិនមែនជាទីប្រឹក្សាផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងគ្រប់គ្រង
		(ង)	ភ្នាក់ងារ ឬទីភ្នាក់ងារសិល្បៈ។
	មិនរាប់បញ្ចូល	(ក)	សកម្មភាពរបស់ឈ្មួញកណ្តាលអចលនទ្រព្យ (មើល ៦៨២០១)
		(ខ)	សកម្មភាពកត់ត្រាគណនេយ្យ (មើល ៦៩២០០)
		(គ)	សកម្មភាពរបស់ទីប្រឹក្សាផ្នែកគ្រប់គ្រង (មើល ៧០២០០)
		(ឃ)	សកម្មភាពរបស់ទីប្រឹក្សាផ្នែកស្ថាបត្យកម្ម (មើល ៧១១០១) និងសកម្មភាពរបស់ទីប្រឹក្សាផ្នែកវិស្វកម្ម (មើល ៧១១០២)
		(ង)	សកម្មភាពរចនាផ្នែកវិស្វកម្ម (មើល ៧១១០២)
		(ច)	ការដាក់បង្ហាញការផ្សាយពាណិជ្ជកម្ម និងការរចនាការផ្សាយពាណិជ្ជកម្មផ្សេងទៀត (មើល ៧៣១០០)
		(ឆ)	ការបង្កើតស្តង់ដារផ្សាយពាណិជ្ជកម្ម និងសម្ភារៈនិងកន្លែងផ្សាយពាណិជ្ជកម្មផ្សេងទៀត
		(ជ)	សកម្មភាពរចនាផ្នែកឧស្សាហកម្ម (មើល ៧៤១០)
		(ឈ)	សកម្មភាពរបស់អ្នករៀបចំសន្និបាត និងពិព័រណ៍ពាណិជ្ជកម្ម (មើល ៨២៣០០)
		(ញ)	សកម្មភាពរបស់អ្នកនិពន្ធសៀវភៅវិទ្យាសាស្ត្រ និងបច្ចេកទេស (មើល ៩០០០៤)
		(ដ)	សកម្មភាពរបស់អ្នកកាសែតឯករាជ្យ (មើល ៩០០០៤)។

ផ្នែក ៧៥ ៖ សកម្មភាពបសុព្យាបាល

ផ្នែកនេះរាប់បញ្ចូលការផ្តល់ការថែទាំសុខភាពសត្វ និងសកម្មភាពត្រួតពិនិត្យសម្រាប់សត្វនៅក្នុងកសិដ្ឋាន ឬសត្វចិញ្ចឹមកម្សាន្ត។ សកម្មភាពទាំងនេះអនុវត្តដោយបសុពេទ្យជំនាញ បម្រើការងារនៅមន្ទីរវេជ្ជសាស្ត្រ ក៏ដូចជាការទៅពិនិត្យនៅឯកសិដ្ឋាន សុនខាគារ ឬនៅតាមផ្ទះ និងនៅក្នុងបន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់ផ្ទាល់ខ្លួន ឬកន្លែងដទៃទៀត។ ផ្នែកនេះក៏រាប់បញ្ចូលផងដែរ នូវសកម្មភាពរបស់វេជ្ជសាស្ត្រសង្គ្រោះសត្វ។

ក្រុម ៧៥០ ៖ សកម្មភាពបសុព្យាបាល

ក្រុមនេះរាប់បញ្ចូលការផ្តល់ការថែទាំសុខភាពសត្វ និងសកម្មភាពត្រួតពិនិត្យសម្រាប់សត្វនៅក្នុងកសិដ្ឋាន ឬសត្វចិញ្ចឹមកម្សាន្ត។ សកម្មភាពទាំងនេះអនុវត្តដោយបសុពេទ្យជំនាញ បម្រើការងារនៅមន្ទីរវេជ្ជសាស្ត្រ ក៏ដូចជាការទៅពិនិត្យនៅឯកសិដ្ឋាន សុនខាគារ ឬនៅតាមផ្ទះ និងនៅក្នុងបន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់ផ្ទាល់ខ្លួន ឬកន្លែងដទៃទៀត។

ក្រុមនេះក៏រាប់បញ្ចូលផងដែរនូវសកម្មភាពរបស់ជំនួយការបសុពេទ្យ ឬបុគ្គលិកបសុពេទ្យផ្សេងទៀត សកម្មភាពពិនិត្យរោគសាស្ត្រ និងការធ្វើរោគវិនិច្ឆ័យផ្សេងទៀតដែលទាក់ទងនឹងសត្វ និងសកម្មភាពរបស់វេជ្ជសាស្ត្រសង្គ្រោះសត្វ។

ជំពូក ខ ៖ សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស

ផ្នែក ៧៥ ៖ សកម្មភាពបសុព្យាបាល

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧៥០			សកម្មភាពបសុព្យាបាល
	៧៥០០ ^(១)		សកម្មភាពបសុព្យាបាល
		៧៥០០០	សកម្មភាពបសុព្យាបាល
(១)	រាប់បញ្ចូល	(ក)	ការថែទាំសុខភាពសត្វ និងសកម្មភាពត្រួតពិនិត្យសម្រាប់សត្វនៅក្នុងកសិដ្ឋាន
		(ខ)	ការថែទាំសុខភាពសត្វ និងសកម្មភាពត្រួតពិនិត្យសម្រាប់សត្វចិញ្ចឹមកម្សាន្ត។ សកម្មភាពទាំងនេះអនុវត្តដោយបសុពេទ្យជំនាញបម្រើការងារនៅមន្ទីរ បសុព្យាបាល ក៏ដូចជាការទៅពិនិត្យនៅឯកសិដ្ឋាន សុនខាតារ ឬនៅតាមផ្ទះ និងនៅក្នុងបន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់ផ្ទាល់ខ្លួន ឬកន្លែងដទៃទៀត
		(គ)	សកម្មភាពរបស់ជំនួយការបសុពេទ្យ ឬបុគ្គលិកបសុពេទ្យផ្សេងទៀត
		(ឃ)	សកម្មភាពពិនិត្យរោគសាស្ត្រ និងការធ្វើរោគវិនិច្ឆ័យផ្សេងទៀតដែលទាក់ទងនឹងសត្វ
		(ង)	សកម្មភាពរបស់វេជ្ជសាស្ត្រសត្វ
		(ច)	ការពិសោធសំណាកសត្វ។
	មិនរាប់បញ្ចូល	(ក)	សកម្មភាពចិញ្ចឹមសត្វនៅកសិដ្ឋានដោយគ្មានការថែទាំសុខភាព (មើល ០១៦២០)
		(ខ)	សេវាកម្មពិសោធន៍ហ្វូងសត្វ សេវាកម្មកៀងសត្វ សេវាកម្មផ្តល់ចំណីសត្វ សេវាកម្មគ្រៀមសុបក្សី (មើល ០១៦២០)
		(គ)	សកម្មភាពដែលពាក់ព័ន្ធនឹងការបង្កាត់ពូជបែបសិប្បនិម្មិត (មើល ០១៦២០)
		(ឃ)	សកម្មភាពចិញ្ចឹមសត្វចិញ្ចឹមកម្សាន្ត ដោយគ្មានការថែទាំសុខភាព (មើល ៩៦០៩៤)។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្រ

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៦
ក្រុម	១៩
ថ្នាក់	២៦
ថ្នាក់រង	៣៨

ជំពូកនេះរាប់បញ្ចូលសកម្មភាពនានា ដែលគាំទ្រដល់ប្រតិបត្តិការអាជីវកម្មទូទៅ។ សកម្មភាពទាំងនេះខុសគ្នាពីសកម្មភាពដែលមានចែងនៅក្នុងជំពូក«ខ» ពីព្រោះគោលបំណងចម្បងនៃសកម្មភាពទាំងនេះ គឺមិនមែនការផ្ទេរចំណេះដឹងឯកទេសនោះទេ។

ជំពូកនេះរាប់បញ្ចូលនូវ ៖ សកម្មភាពនៃការជួលនិងភតិសន្យា, សកម្មភាពពាក់ព័ន្ធនឹងការរកការងារ, សកម្មភាពរបស់ទីភ្នាក់ងារទេសចរណ៍និងប្រតិបត្តិករទេសចរណ៍ សេវាកម្មកក់បម្រុងទុក និងសកម្មភាពពាក់ព័ន្ធ, សកម្មភាពរក្សាសន្តិសុខនិងស៊ើបអង្កេត, សកម្មភាពសេវាកម្មពាក់ព័ន្ធនឹងអគារនិងសោភ័ណភាព, និងសកម្មភាពរដ្ឋបាលការិយាល័យ គាំទ្រការិយាល័យ និងគាំទ្រអាជីវកម្មផ្សេងទៀត។

ផ្នែក ៧៧ ៖ សកម្មភាពជួល និងភតិសន្យា

ផ្នែកនេះរាប់បញ្ចូលការជួល និងភតិសន្យានូវទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ មិនមែនហិរញ្ញវត្ថុ រួមមានមុខទំនិញរូបិយជាច្រើន ដូចជា រថយន្ត កុំព្យូទ័រ ទំនិញប្រើប្រាស់ និងម៉ាស៊ីននិងឧបករណ៍ឧស្សាហកម្ម ទៅឲ្យអតិថិជន ដើម្បីទទួលបានការបង់ថ្លៃជួលត្រឡប់មកវិញ។ ផ្នែកនេះត្រូវបានចែកចេញជា ៖ (១)ការជួលយានយន្ត, (២)ការជួលឧបករណ៍កម្សាន្ត និងកីឡា និងឧបករណ៍ប្រើប្រាស់ខ្លួននិងសម្រាប់គ្រួសារ, (៣)ភតិសន្យាប្រភេទម៉ាស៊ីន និងឧបករណ៍ដែលប្រើសម្រាប់ប្រតិបត្តិការអាជីវកម្ម រួមមាន សម្ភារៈដឹកជញ្ជូនផ្សេងៗ, និង (៤)ភតិសន្យាផលិតផលកម្មសិទ្ធិបញ្ញា និងផលិតផលប្រហាក់ប្រហែល។

ផ្នែកនេះរាប់បញ្ចូលតែការផ្តល់ភតិសន្យាផ្នែកប្រតិបត្តិការប៉ុណ្ណោះ។ ផ្នែកនេះក៏រាប់បញ្ចូលផងដែរ នូវការអនុញ្ញាតឲ្យប្រើទ្រព្យសកម្ម ដូចជា ប័ណ្ណប៉ាតង់ ពាណិជ្ជសញ្ញា ម៉ាក

យីហោ ឬកិច្ចព្រមព្រៀងសិទ្ធិប្រើយីហោផ្តាច់មុខ(ហ្វ្រែនឆាយស៍) ដែលការបង់សូយសារ ឬថ្លៃ អាជ្ញាប័ណ្ណ ត្រូវទូទាត់ទៅឲ្យម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្មនេះ។

ផ្នែកនេះមិនរាប់បញ្ចូល សកម្មភាពភតិសន្យាហិរញ្ញវត្ថុ(មើល ៦៤៩១) ការជួលអចលន ទ្រព្យ(មើលជំពូក«ប») និងការជួលឧបករណ៍ ដោយមានអមមកជាមួយនូវប្រតិបត្តិករ(មើល បណ្តាថ្នាក់ដែលត្រូវគ្នា ទៅតាមសកម្មភាពដែលប្រើឧបករណ៍នេះ ជាឧទាហរណ៍ សកម្មភាព សំណង់នៃជំពូក«ច» និងការដឹកជញ្ជូននៃជំពូក«ជ»)។

ក្រុម ៧៧១ ៖ ការជួល និងភតិសន្យាយានយន្ត

ក្រុមនេះរាប់បញ្ចូល ការជួលនិងភតិសន្យាខាងប្រតិបត្តិការ នូវប្រភេទយានយន្ត ដូចជា រថយន្តដឹកអ្នកដំណើរ(មិនយកអ្នកបើកបរ) រថយន្តដឹកទំនិញ រថយន្តសណ្តោង និងរថយន្ត សម្រាប់កម្សាន្ត។

ក្រុម ៧៧២ ៖ ការជួល និងភតិសន្យាទំនិញប្រើផ្ទាល់ខ្លួននិងសម្រាប់គ្រួសារ

ក្រុមនេះរាប់បញ្ចូល ការជួលទំនិញប្រើផ្ទាល់ខ្លួននិងសម្រាប់គ្រួសារ ព្រមទាំងការជួល សម្ភារៈកីឡានិងកម្សាន្ត និងកាសែតវីដេអូ។ សកម្មភាពជាទូទៅ រួមមានការជួលទំនិញក្នុងរយៈពេលខ្លី បើទោះបីជាពេលខ្លះការជួលទំនិញអាចមានរយៈពេលវែងក៏ដោយ។

ក្រុម ៧៧៣ ៖ ការជួល និងភតិសន្យាគ្រឿងយន្ត ឧបករណ៍ និងទំនិញរូបិយវត្ថុផ្សេងទៀត

ក្រុមនេះរាប់បញ្ចូល ការជួលនិងភតិសន្យាខាងប្រតិបត្តិការ ដោយមិនយកប្រតិបត្តិករ នូវគ្រឿងយន្តនិងឧបករណ៍ផ្សេងទៀត ដែលជាធម្មតាប្រើប្រាស់ជាទំនិញមូលធននៅក្នុង ឧស្សាហកម្ម, ការជួលនិងភតិសន្យាខាងប្រតិបត្តិការ នូវឧបករណ៍ដឹកជញ្ជូនតាមផ្លូវគោក (ក្រៅពីយានយន្ត) ដោយមិនយកអ្នកបើកបរ, ការជួលនិងភតិសន្យាខាងប្រតិបត្តិការ នូវ ឧបករណ៍ដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនយកប្រតិបត្តិករ, ការជួលនិងភតិសន្យាខាងប្រតិបត្តិ ការ នូវឧបករណ៍ដឹកជញ្ជូនតាមផ្លូវអាកាស ដោយមិនយកប្រតិបត្តិករ, ការជួលនិងភតិសន្យា ខាងប្រតិបត្តិការ នូវគ្រឿងយន្តនិងឧបករណ៍សម្រាប់កសិកម្មនិងរុក្ខកម្ម ដោយមិនយក ប្រតិបត្តិករ, ការជួលនិងភតិសន្យាខាងប្រតិបត្តិការ នូវគ្រឿងយន្តនិងឧបករណ៍សម្រាប់ ការងារសំណង់និងវិស្វកម្មស៊ីវិល ដោយមិនយកប្រតិបត្តិករ, ការជួលនិងភតិសន្យាខាង ប្រតិបត្តិការ នូវគ្រឿងយន្តនិងឧបករណ៍ការិយាល័យ ដោយមិនយកប្រតិបត្តិករ, និងការជួល កន្លែងស្នាក់នៅឬការិយាល័យ ការជួលកុងតឺន័រ ការជួលកេសក្តារប៉ាឡែត និងការជួលសត្វ (ឧ. ហ្វូងសត្វ និងសេះប្រណាំង)។

**ក្រុម ៧៧៤ ៖ ភតិសន្យាផលិតផលកម្មសិទ្ធិបញ្ញា និងផលិតផលប្រហាក់ប្រហែល លើក
លែងតែការងារដែលបានរក្សាសិទ្ធិ**

ក្រុមនេះរាប់បញ្ចូលសកម្មភាពនៃការអនុញ្ញាតឲ្យអ្នកដទៃ ប្រើផលិតផលកម្មសិទ្ធិបញ្ញា និងផលិតផលប្រហាក់ប្រហែល ដែលការបង់សួយសារឬថ្លៃអាជ្ញាប័ណ្ណ ត្រូវទូទាត់ទៅឲ្យម្ចាស់ ផលិតផល(គឺម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្ម)។ ភតិសន្យាផលិតផលទាំងនេះ អាចធ្វើឡើង ក្រោមទម្រង់ជាច្រើន ដូចជា ការអនុញ្ញាតឲ្យផលិតឡើងវិញ ការប្រើប្រាស់ក្នុងដំណើរការ ឬផលិតផលបន្តបន្ទាប់ទៀត ការប្រតិបត្តិអាជីវកម្មក្រោមសិទ្ធិប្រើយីហោផ្តាច់មុខ(ប្រៀនឆាយស) ។ល។ ម្ចាស់កម្មសិទ្ធិអាចជាមិនមែនជាអ្នកបង្កើតផលិតផលទាំងនេះ។

ជំពូក ល ៖ សកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្រ

ផ្នែក ៧៧ ៖ សកម្មភាពជួល និងភតិសន្យា

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧៧១	៧៧១០ ^(១)		ការជួល និងភតិសន្យាយានយន្ត
			ការជួល និងភតិសន្យាយានយន្ត
		៧៧១០១	ការជួល និងភតិសន្យាខាងប្រតិបត្តិការ នូវរថយន្តដឹកអ្នកដំណើរ ដោយមិនយកអ្នកបើកបរ
		៧៧១០២	ការជួល និងភតិសន្យាខាងប្រតិបត្តិការ នូវរថយន្តដឹកទំនិញ រថយន្តសណ្តោង និងរថយន្តសម្រាប់កម្សាន្ត
៧៧២	៧៧២១ ^(២)		ការជួល និងភតិសន្យាទំនិញប្រើផ្ទាល់ខ្លួននិងសម្រាប់គ្រួសារ
			ការជួល និងភតិសន្យាសម្ភារៈកម្សាន្តនិងកីឡា
		៧៧២១០	ការជួល និងភតិសន្យាសម្ភារៈកម្សាន្តនិងកីឡា
		៧៧២២	ការជួលកាសែតវីដេអូនិងឌីស
		៧៧២២០	ការជួលកាសែតវីដេអូ កាសែតខ្សែអាត់ ស៊ីឌី ឌីវីឌី។ល។
		៧៧២៩ ^(៣)	ការជួលនិងភតិសន្យា ទំនិញប្រើផ្ទាល់ខ្លួននិងសម្រាប់គ្រួសារដទៃទៀត
		៧៧២៩១	សំពត់តង់ តុ កៅអី និងឧបករណ៍ផ្សេងទៀតសម្រាប់ពិធីដប់លៀង និងពិធីផ្សេងៗ
		៧៧២៩២	សៀវភៅ ព្រឹត្តិបត្រ និងទស្សនាវដ្តី
៧៧២៩៣	ផ្កា និងរុក្ខជាតិ		
		៧៧២៩៩	ការជួល និងភតិសន្យាទំនិញប្រើផ្ទាល់ខ្លួន និងសម្រាប់គ្រួសារដទៃទៀត ដែលពុំបានរាប់បញ្ចូល ^(៤)

- (១) **មិនរាប់បញ្ចូល** (ក) ការជួល ឬភតិសន្យាយានយន្ត (មើល ៤៩២២៥) ឬរថយន្តដឹកទំនិញ ដោយយកអ្នកបើកបរ (មើល ៤៩២៣០)
- (ខ) ភតិសន្យាផ្នែកហិរញ្ញវត្ថុ (មើល ៦៤៩១០)។
- (២) **រាប់បញ្ចូល** កង់ ទូក កៅអី និងឆ័ត្រតាមឆ្នេរខ្សាច់
- មិនរាប់បញ្ចូល** (ក) ការជួលកាសែតវីដេអូនិងឌីស (មើល ៧៧២២០)
- (ខ) ការជួលឧបករណ៍លំហែនិងកម្សាន្ត ដែលជាផ្នែកមួយយ៉ាងសំខាន់នៃសម្ភារៈកម្សាន្តទាំងមូល (មើល ៩៣២៩៩)។
- (៣) **មិនរាប់បញ្ចូល** (ក) ការជួលរថយន្តតូច រថយន្តដឹកទំនិញ រថយន្តសណ្តោង និងរថយន្តកម្សាន្ត ដោយមិនយកអ្នកបើកបរ (មើល ៧៧១០១)
- (ខ) ការជួលសម្ភារៈកម្សាន្តនិងកីឡា (មើល ៧៧២១)
- (គ) ការជួលកាសែតវីដេអូនិងឌីស (មើល ៧៧២២០)
- (ឃ) ការជួលម៉ូតូនិងរថយន្តទេសចរណ៍ ដោយមិនយកអ្នកបើកបរ (មើល ៧៧៣០១)
- (ង) ការជួលគ្រឿងសង្ហារឹមការិយាល័យ (មើល ៧៧៣០៥)
- (ច) ការផ្តល់សេវាកម្មបោកសម្អាតកម្រាល ឯកសណ្ឋានការងារ និងសម្ភារៈពាក់ព័ន្ធ (មើល ៩៦០១៩)។
- (៤) **រាប់បញ្ចូល** ការជួលទូរទស្សន៍ និងឧបករណ៍ជួសជុលផ្ទះ។

ជំពូក ល ៖ សកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្រ

ផ្នែក ៧៧ ៖ សកម្មភាពជួល និងភតិសន្យា

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧៧៣			ការជួល និងភតិសន្យាគ្រឿងយន្ត ឧបករណ៍ និងទំនិញរូបិយវត្ថុផ្សេងទៀត
	៧៧៣០ ^(១)		ការជួល និងភតិសន្យាគ្រឿងយន្ត ឧបករណ៍ និងទំនិញរូបិយវត្ថុផ្សេងទៀត (ដោយមិនយកប្រតិបត្តិការ)
		៧៧៣០១	ការជួល និងភតិសន្យាខាងប្រតិបត្តិការ នូវឧបករណ៍ដឹកជញ្ជូនតាមផ្លូវគោក (ក្រៅពីយានយន្ត) ^(២)
		៧៧៣០២	ការជួល និងភតិសន្យាខាងប្រតិបត្តិការ នូវឧបករណ៍ដឹកជញ្ជូនតាមផ្លូវទឹក
		៧៧៣០៣	ការជួល និងភតិសន្យាខាងប្រតិបត្តិការ នូវគ្រឿងយន្តនិងឧបករណ៍សម្រាប់កសិកម្មនិងរុក្ខកម្ម
		៧៧៣០៤	ការជួល និងភតិសន្យាខាងប្រតិបត្តិការ នូវគ្រឿងយន្តនិងឧបករណ៍សម្រាប់សកម្មភាពសំណង់និងវិស្វកម្មស៊ីវិល ^(៣)
		៧៧៣០៥	ការជួល និងភតិសន្យាខាងប្រតិបត្តិការ នូវគ្រឿងយន្ត គ្រឿងសង្ហារឹម និងឧបករណ៍ការិយាល័យ ^(៤)
		៧៧៣០៩	ការជួល និងភតិសន្យាគ្រឿងយន្ត ឧបករណ៍ និងទំនិញរូបិយវត្ថុផ្សេងទៀតដែលពុំបានរាប់បញ្ចូល ^(៥)

- (១) **មិនរាប់បញ្ចូល** (ក) ការជួលគ្រឿងយន្ត និងឧបករណ៍គ្រប់ប្រភេទសម្រាប់កសិកម្ម(មើល ០១៦១០) និងរុក្ខកម្ម(មើល០២៤០០) ឬឧបករណ៍ដោយមានអមជាមួយនូវប្រតិបត្តិការ(មើល ០១៦១០, ០២៤០០ នៃផ្នែក ៤៣, ៥០, និង ៥១)
- (ខ) ភតិសន្យាផ្នែកហិរញ្ញវត្ថុ (មើល ៦៤៩១០)
- (គ) ការជួលទូក និងកង់កម្សាន្ត (មើល ៧៧២១០)។
- (២) **រាប់បញ្ចូល** ការជួលម៉ូតូ រថយន្តទេសចរណ៍ និងរថយន្តសម្រាប់បោះជំរំ និងរថយន្តបើកលើផ្លូវដែក និងផ្លូវធម្មតា។ល។
- (៣) **រាប់បញ្ចូល** ការជួល និងភតិសន្យាខាងប្រតិបត្តិការ នូវគ្រឿងយន្តនិងឧបករណ៍ សម្រាប់សកម្មភាពសំណង់ និងវិស្វកម្មស៊ីវិល ដោយមិនយកប្រតិបត្តិការ (ឧ. រថយន្តស្ងួត), រន្ទា និងទម្រង់ការងារសំណង់ដែលមានស្រាប់ដោយគ្មានការបង្កើតនិងរុះរើ។
- (៤) **រាប់បញ្ចូល** ការជួលកុំព្យូទ័រ និងឧបករណ៍បរិក្ខារកុំព្យូទ័រ ម៉ាស៊ីនថតចម្លង អង្គុលីលេខ និងម៉ាស៊ីនវាយអត្ថបទ ឧបករណ៍ និងម៉ាស៊ីនគណនេយ្យ(ឧ. ម៉ាស៊ីនគិតលុយ ម៉ាស៊ីនគិតលេខអេឡិចត្រូនិច។ល។) និងគ្រឿងសង្ហារឹមការិយាល័យ។
- (៥) **រាប់បញ្ចូល** ការជួលកន្លែងស្នាក់នៅឬការិយាល័យ និងការជួលសត្វ, ការជួលយន្តហោះ ម៉ាស៊ីននិងគូប៊ីន ឧបករណ៍ម៉ាស៊ីន ឧបករណ៍រុករកដែនដីនិងទាញយកប្រេង ឧបករណ៍ទាក់ទងនឹងវិទ្យុ ទូរទស្សន៍ និងគមនាគមន៍ជំនាញ ឧបករណ៍សម្រាប់ផលិតកម្មភាពយន្ត ឧបករណ៍វាស់ស្ទង់និងត្រួតពិនិត្យ និងគ្រឿងយន្តវិទ្យាសាស្ត្រ ពាណិជ្ជកម្ម និងឧស្សាហកម្មផ្សេងទៀត។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្រ

ផ្នែក ៧៧ ៖ សកម្មភាពជួល និងភតិសន្យា

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧៧៤			ភតិសន្យាផលិតផលកម្មសិទ្ធិបញ្ញា និងផលិតផលប្រហាក់ប្រហែល លើកលែងតែការងារដែលបានរក្សាសិទ្ធិ
	៧៧៤០ ^(១)		ភតិសន្យាផលិតផលកម្មសិទ្ធិបញ្ញា និងផលិតផលប្រហាក់ប្រហែល លើកលែងតែការងារដែលបានរក្សាសិទ្ធិ
		៧៧៤០០	ភតិសន្យាផលិតផលកម្មសិទ្ធិបញ្ញា និងផលិតផលប្រហាក់ប្រហែល លើកលែងតែការងារដែលបានរក្សាសិទ្ធិ ^(២)
(១)	មិនរាប់បញ្ចូល	(ក)	ការទិញសិទ្ធិ និងការបោះពុម្ពផ្សាយ (មើលផ្នែក ៥៨, ៥៩)
		(ខ)	ការផលិត ការផលិតឡើងវិញ និងការចែកចាយការងារដែលបានរក្សាសិទ្ធិរួចហើយ (ឧ. សៀវភៅ កម្មវិធីកុំព្យូទ័រ ភាពយន្ត) (មើលផ្នែក ៥៨, ៥៩)
		(គ)	ភតិសន្យាអចលនទ្រព្យ (មើលក្រុម ៦៨១)
		(ឃ)	ភតិសន្យាផលិតផលរូបិយ (ទ្រព្យសកម្ម) (មើលក្រុម ៧៧១, ៧៧២, ៧៧៣)
		(ង)	ការជួលកាសែតវីដេអូ និងឌីស (មើល ៧៧២២០) និងសៀវភៅ (មើល ៧៧២៩២)។
(២)	រាប់បញ្ចូល	(ក)	ភតិសន្យាទ្រព្យសកម្មអរូបិយមិនមែនហិរញ្ញវត្ថុ (លើកលែងតែការងារដែលបានរក្សាសិទ្ធិរួចហើយ ដូចជា សៀវភៅ ឬកម្មវិធីកុំព្យូទ័រ)
		(ខ)	ការទទួលបានសូយសារ ឬថ្លៃអាជ្ញាប័ណ្ណ ចំពោះការប្រើប្រាស់ប័ណ្ណប៉ាតង់ ពាណិជ្ជសញ្ញា ឬម៉ាកសញ្ញាសេវាកម្ម ម៉ាកយីហោ សិទ្ធិករករ៉ែ កិច្ចព្រមព្រៀងសិទ្ធិប្រើយីហោផ្តាច់មុខ និងទ្រព្យសកម្មអរូបិយមិនមែនហិរញ្ញវត្ថុផ្សេងទៀត។

ផ្នែក ៧៨ ៖ សកម្មភាពពាក់ព័ន្ធនឹងការរកការងារ

ផ្នែកនេះរាប់បញ្ចូល សកម្មភាពចងក្រងឱកាសការងារ និងបញ្ជូនឬបញ្ចូលអ្នករកការងារធ្វើឲ្យទៅធ្វើការងារ ដែលអ្នករកការងារធ្វើទាំងនោះពុំមែនជានិយោជិត របស់ទីភ្នាក់ងារការងារទេ, សកម្មភាពផ្គត់ផ្គង់កម្មករទៅឲ្យអតិថិជន សម្រាប់រយៈពេលការងារកំណត់ណាមួយ ដើម្បីបំពេញបន្ថែមលើកម្លាំងពលកម្មរបស់អតិថិជន, និងសកម្មភាពផ្តល់សេវាកម្មធនធានមនុស្ស និងការគ្រប់គ្រងធនធានមនុស្ស សម្រាប់ស្ថាប័នឬអ្នកដទៃទៀត ផ្នែកតាមកិច្ចសន្យា ឬការបង់ថ្លៃឈ្នួលជាក់ស្តែង។

ផ្នែកនេះក៏រាប់បញ្ចូលផងដែរនូវសកម្មភាពស្វែងរកនិងបញ្ជូនបុគ្គលិក និងទីភ្នាក់ងារស្វែងរកតួសម្តែង។

ផ្នែកនេះមិនរាប់បញ្ចូលសកម្មភាពរបស់ភ្នាក់ងារវិចិត្រករនីមួយៗទេ (មើល ៧៤៩០)។

ក្រុម ៧៨១ ៖ សកម្មភាពទីភ្នាក់ងារស្វែងរកការងារ

ក្រុមនេះរាប់បញ្ចូល សកម្មភាពចងក្រងឱកាសការងារ និងបញ្ជូនឬបញ្ចូលអ្នករកការងារធ្វើឲ្យទៅធ្វើការងារ ដែលអ្នករកការងារធ្វើទាំងនោះពុំមែនជានិយោជិត របស់ទីភ្នាក់ងារការងារទេ។

ក្រុម ៧៨២ ៖ សកម្មភាពទីភ្នាក់ងារស្វែងរកការងារបណ្តោះអាសន្ន

ក្រុមនេះរាប់បញ្ចូលសកម្មភាពនៃការផ្គត់ផ្គង់កម្មករទៅឲ្យអតិថិជន សម្រាប់រយៈពេលការងារកំណត់ណាមួយ ដើម្បីជំនួសឬបំពេញបន្ថែមជាបណ្តោះអាសន្ន ទៅលើកម្លាំងពលកម្មរបស់អតិថិជន ដែលកម្មករត្រូវផ្គត់ផ្គង់ឲ្យនោះជានិយោជិតរបស់អង្គភាពសេវាកម្មជំនួយបណ្តោះអាសន្ន។ ទោះជាយ៉ាងនេះក្តី អង្គភាពដែលចាត់ថ្នាក់នៅក្នុងក្រុមនេះ មិនផ្តល់ការគ្រប់គ្រងផ្ទាល់ ទៅលើនិយោជិតរបស់ខ្លួននៅកន្លែងការងាររបស់អតិថិជនឡើយ។

ក្រុម ៧៨៣ ៖ ការផ្តល់សេវាកម្មធនធានមនុស្សផ្សេងទៀត

ក្រុមនេះរាប់បញ្ចូល ការផ្តល់សេវាកម្មធនធានមនុស្សទៅឲ្យអតិថិជនជាអាជីវកម្ម។ ការផ្តល់សេវាកម្មធនធានមនុស្សនេះ ជាធម្មតាអនុវត្តក្នុងរយៈពេលវែងឬជាអចិន្ត្រៃយ៍ ហើយអង្គភាពដែលចាត់ថ្នាក់នៅក្នុងក្រុមនេះ អាចអនុវត្តកាតព្វកិច្ចជាច្រើន ទាក់ទងនឹងធនធានមនុស្ស និងការគ្រប់គ្រងបុគ្គលិកដែលជាប់ពាក់ព័ន្ធនឹងការផ្តល់សេវាកម្មនេះ។ អង្គភាពដែលចាត់ថ្នាក់នៅក្នុងក្រុមនេះតំណាងឲ្យនិយោជក ក្នុងការកត់ត្រាបញ្ហាពាក់ព័ន្ធនឹងនិយោជិត ដូចជា បញ្ជីប្រាក់បៀវត្សរ៍ ពន្ធដារ និងបញ្ហាសារពើពន្ធនិងធនធានមនុស្សផ្សេងទៀត ប៉ុន្តែអង្គភាពទាំងនេះមិនទទួលខុសត្រូវ ចំពោះការចាត់ចែងនិងការគ្រប់គ្រងនិយោជិតឡើយ។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្រ

ផ្នែក ៧៨ ៖ សកម្មភាពពាក់ព័ន្ធនឹងការរកការងារ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៧៨១	៧៨១០ ^(១)		សកម្មភាពទីភ្នាក់ងារស្វែងរកការងារ
		៧៨១០០	សកម្មភាពទីភ្នាក់ងារស្វែងរកការងារ ^(២)
៧៨២	៧៨២០		សកម្មភាពទីភ្នាក់ងារស្វែងរកការងារបណ្តោះអាសន្ន
		៧៨២០០	សកម្មភាពទីភ្នាក់ងារស្វែងរកការងារបណ្តោះអាសន្ន ^(៣)
៧៨៣	៧៨៣០ ^(៤)		ការផ្តល់សេវាកម្មធនធានមនុស្សផ្សេងទៀត
		៧៨៣០០	ការផ្តល់សេវាកម្មធនធានមនុស្សសម្រាប់អតិថិជនជាអាជីវកម្ម

- (១) **មិនរាប់បញ្ចូល** សកម្មភាពរបស់ភ្នាក់ងារ ឬទីភ្នាក់ងារស្វែងរកការងារស្តង់ដារខ្លួន ឬសិល្បៈ (មើល ៧៤៩០០)។
- (២) **រាប់បញ្ចូល**
 - (ក) សកម្មភាពចងក្រងឱកាសការងារ និងបញ្ជូនឬបញ្ជូលអ្នករកការងារធ្វើឲ្យទៅធ្វើការងារ ដែលអ្នករកការងារធ្វើទាំងនោះពុំមែនជានិយោជិតរបស់ទីភ្នាក់ងារការងារទេ
 - (ខ) ការស្វែងរកបុគ្គលិក សកម្មភាពជ្រើសរើស និងស្វែងរកការងារ រួមមានសកម្មភាពជ្រើសរើសបុគ្គលិក និងស្វែងរកការងារ
 - (គ) សកម្មភាពរបស់ទីភ្នាក់ងារនិងការិយាល័យរកត្វសម្តែង ដូចជាទីភ្នាក់ងារស្វែងរកត្វសម្តែង
 - (ឃ) សកម្មភាពរបស់ទីភ្នាក់ងារស្វែងរកការងារតាមប្រព័ន្ធអ៊ីនធឺណិត។
- (៣) **រាប់បញ្ចូល** ការផ្គត់ផ្គង់កម្មករទៅឲ្យអតិថិជន សម្រាប់រយៈពេលការងារកំណត់ណាមួយ ដើម្បីជំនួសឬបំពេញបន្ថែមជាបណ្តោះអាសន្ន ទៅលើកម្លាំងពលកម្មរបស់អតិថិជន ដែលកម្មករត្រូវផ្គត់ផ្គង់ឲ្យនោះជានិយោជិតរបស់អង្គការសេវាកម្មជំនួយបណ្តោះអាសន្ន ប៉ុន្តែអង្គការទាំងនេះមិនផ្តល់ការគ្រប់គ្រងផ្ទាល់ ទៅលើនិយោជិតរបស់ខ្លួននៅកន្លែងការងាររបស់អតិថិជនទេ, ការផ្តល់សេវាកម្មធនធានមនុស្សដើម្បីជំនួសឬបំពេញបន្ថែមបណ្តោះអាសន្នទៅលើកម្លាំងពលកម្មរបស់អតិថិជន។
- (៤) **មិនរាប់បញ្ចូល**
 - (ក) ការផ្តល់សេវាកម្មខុសធនធានមនុស្សព្រមជាមួយការគ្រប់គ្រង ឬការធ្វើប្រតិបត្តិការអាជីវកម្ម (មើលថ្នាក់ក្នុងសកម្មភាពសេដ្ឋកិច្ចនីមួយៗនៃអាជីវកម្មនោះ)
 - (ខ) ការផ្តល់សេវាកម្មធនធានមនុស្ស ដើម្បីជំនួសឬបំពេញបន្ថែមបណ្តោះអាសន្នទៅលើកម្លាំងពលកម្មរបស់អតិថិជន (មើល ៧៨២០០)។

ផ្នែក ៧៩ ៖ សកម្មភាពរបស់ទីភ្នាក់ងារទេសចរណ៍និងប្រតិបត្តិករទេសចរណ៍ សេវាកម្មកក់បម្រុងទុក និងសកម្មភាពពាក់ព័ន្ធ

ផ្នែកនេះរាប់បញ្ចូលនូវសកម្មភាពលក់សេវាកម្មធ្វើដំណើរ សេវាកម្មទេសចរណ៍ សេវាកម្មដឹកជញ្ជូន និងសេវាកម្មស្នាក់នៅ ទៅឲ្យអតិថិជនទូទៅ និងអតិថិជនពាណិជ្ជកម្ម។ បន្ថែមលើនេះក៏មានសកម្មភាពរៀបចំ និងប្រមូលផ្តុំទេសចរណ៍ ដែលត្រូវបានលក់តាមរយៈទីភ្នាក់ងារទេសចរណ៍ ឬលក់ដោយផ្ទាល់ទៅឲ្យភ្នាក់ងារទេសចរណ៍ ដែលមានដូចជាប្រតិបត្តិករទេសចរណ៍ និងសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត រាប់បញ្ចូលទាំងសេវាកម្មកក់បម្រុងទុកនានាផងដែរ។ សកម្មភាពមគ្គុទ្ទេសក៍ទេសចរណ៍ និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ក្រុម ៧៩១ ៖ សកម្មភាពទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍

ក្រុមនេះរាប់បញ្ចូលសកម្មភាពនានារបស់ភ្នាក់ងារ ដែលចូលរួមជាចម្បងនឹងការលក់សេវាកម្មធ្វើដំណើរ សេវាកម្មទេសចរណ៍ សេវាកម្មដឹកជញ្ជូន និងសេវាកម្មស្នាក់នៅ ទៅឲ្យអតិថិជនទូទៅ និងអតិថិជនពាណិជ្ជកម្ម ក៏ដូចជាសកម្មភាពរៀបចំ និងប្រមូលផ្តុំទេសចរណ៍ ដែលត្រូវបានលក់តាមរយៈទីភ្នាក់ងារទេសចរណ៍ ឬលក់ដោយផ្ទាល់ទៅឲ្យភ្នាក់ងារទេសចរណ៍ ដូចជា ប្រតិបត្តិករទេសចរណ៍ ជាដើម។

ក្រុម ៧៩៩ ៖ សេវាកម្មកក់បម្រុងទុកផ្សេងទៀត និងសកម្មភាពពាក់ព័ន្ធនានា

ក្រុមនេះរាប់បញ្ចូលនូវការផ្តល់សេវាកម្មកក់បម្រុងទុកផ្សេងទៀត ទាក់ទងនឹងទេសចរណ៍ ដូចជា ការកក់បម្រុងទុកសម្រាប់ការដឹកជញ្ជូន សណ្ឋាគារ ភោជនីយដ្ឋាន រថយន្តជួល ការកម្សាន្ត និងកីឡា។ល។ បន្ថែមពីលើនេះក៏មានការផ្តល់នូវសេវាកម្មជួលកន្លែងស្នាក់នៅរយៈពេលខ្លីឲ្យទេសចរ, សកម្មភាពលក់សំបុត្រសម្រាប់ការសម្តែងសិល្បៈ កីឡា និងល្បែងកម្សាន្តដទៃទៀត, និងព្រឹត្តិការណ៍កម្សាន្ត។ វាក៏មានការផ្តល់ជំនួយដល់ទេសចរ ជាអាទិ៍ ការផ្តល់ព័ត៌មានទៅទេសចរ និងសកម្មភាពមគ្គុទ្ទេសក៍ទេសចរណ៍។ វាក៏មានផងដែរនូវសកម្មភាពផ្សព្វផ្សាយទេសចរណ៍នានា។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាគាំទ្រ

ផ្នែក ៧៩ ៖ សកម្មភាពរបស់ទីភ្នាក់ងារទេសចរណ៍ សកម្មភាពរបស់ប្រតិបត្តិករទេសចរណ៍ សេវាកម្មកក់បម្រុងទុក និងសកម្មភាពពាក់ព័ន្ធ

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
៧៩១			សកម្មភាពទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍
	៧៩១១		សកម្មភាពទីភ្នាក់ងារទេសចរណ៍ ^(១)
		៧៩១១០	សកម្មភាពទីភ្នាក់ងារទេសចរណ៍
	៧៩១២		សកម្មភាពប្រតិបត្តិករទេសចរណ៍
		៧៩១២០	សកម្មភាពប្រតិបត្តិករទេសចរណ៍ ^(២)
៧៩៩			សេវាកម្មកក់បម្រុងទុកផ្សេងទៀត និងសកម្មភាពពាក់ព័ន្ធ
	៧៩៩០ ^(៣)		សេវាកម្មកក់បម្រុងទុកផ្សេងទៀត និងសកម្មភាពពាក់ព័ន្ធ
		៧៩៩០០	សេវាកម្មកក់បម្រុងទុកផ្សេងទៀត និងសកម្មភាពពាក់ព័ន្ធ ^(៤)
(១)	រាប់បញ្ចូល		សកម្មភាពរបស់ភ្នាក់ងារទេសចរណ៍ ដែលចូលរួមជាចម្បងនឹងការលក់សេវាកម្មធ្វើដំណើរ សេវាកម្មទេសចរណ៍ សេវាកម្មដឹកជញ្ជូន និងសេវាកម្មស្នាក់នៅ ក្រោមរូបភាពជាការលក់ដុំ ឬលក់រាយ ទៅឲ្យអតិថិជនទូទៅ និងអតិថិជនពាណិជ្ជកម្ម។
(២)	រាប់បញ្ចូល		សកម្មភាពរៀបចំ និងប្រមូលផ្តុំទេសចរណ៍ ដែលត្រូវបានលក់តាមរយៈភ្នាក់ងារទេសចរណ៍ ឬលក់ដោយផ្ទាល់តាមរយៈប្រតិបត្តិករទេសចរណ៍។ វាក៏រាប់បញ្ចូលផងដែរនូវសកម្មភាពមគ្គុទ្ទេសក៍ទេសចរណ៍។
(៣)	មិនរាប់បញ្ចូល	(ក)	សកម្មភាពទីភ្នាក់ងារទេសចរណ៍ (មើល ៧៩១១០) និងសកម្មភាពប្រតិបត្តិករទេសចរណ៍ (មើល ៧៩១២០)
		(ខ)	ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ ដែលមានដូចជាការប្រជុំ សន្និបាត និងសន្និសីទ (មើល ៨២៣០)។
(៤)	រាប់បញ្ចូល	(ក)	សកម្មភាពផ្សព្វផ្សាយ និងស្វែងយល់ពីទីផ្សាររបស់សេវា សម្រាប់សន្និបាត និងសម្រាប់អ្នកទស្សនាដោយផ្តល់ព័ត៌មាន និងផ្តល់ជំនួយដល់ស្ថាប័នដើម្បីរកកន្លែងស្នាក់នៅ
		(ខ)	មជ្ឈមណ្ឌលសន្និបាត និងកន្លែងកម្សាន្ត
		(គ)	សេវាកម្មជួលសហវិជិតរាជ្យ(ខុនដូ)រយៈពេលខ្លីឲ្យទេសចរ
		(ឃ)	សកម្មភាពភ្នាក់ងារលក់សំបុត្រ
		(ង)	សេវាកម្មកក់បម្រុងទុកផ្សេងទៀតទាក់ទងនឹងទេសចរណ៍។

ផ្នែក ៨០ ៖ សកម្មភាពរក្សាសន្តិសុខ និងស៊ើបអង្កេត

ផ្នែកនេះរាប់បញ្ចូលសេវាកម្មពាក់ព័ន្ធនឹងសន្តិសុខ ដូចជា ៖ សេវាកម្មស៊ើបអង្កេតនិង ភ្នាក់ងារស៊ើបអង្កេត, សេវាកម្មយាមកាមនិងល្បាត, ការប្រមូលនិងដឹកជញ្ជូនប្រាក់ ប័ណ្ណ ចំណូល ឬវត្ថុមានតម្លៃផ្សេងទៀត ដោយផ្តល់នូវបុគ្គលិកនិងគ្រឿងបរិក្ខារ ដើម្បីការពារទ្រព្យ សម្បត្តិទាំងនោះក្នុងពេលដឹកជញ្ជូន, ប្រតិបត្តិការប្រព័ន្ធប្រកាសអាសន្នអេឡិចត្រូនិច ដូចជា ប្រកាសអាសន្នពីអគ្គិភ័យ និងចោរកម្ម ដែលសកម្មភាពទាំងនេះផ្ដោតលើប្រព័ន្ធត្រួតពិនិត្យពី ចម្ងាយ ហើយក៏រាប់បញ្ចូលសកម្មភាពលក់ ដំឡើង និងជួសជុលផងដែរ។ ប្រសិនបើសកម្ម ភាពទាំងអម្បាលម៉ាន់រៀបរាប់ចុងក្រោយនេះ (គឺសកម្មភាពលក់ ដំឡើង និងជួសជុល) ត្រូវ បានផ្គត់ផ្គង់ដាច់ដោយឡែកពីសមាសភាពសកម្មភាពដទៃទៀត នោះត្រូវចាត់ថ្នាក់ទៅក្នុង សកម្មភាពលក់រាយ សំណង់។ល។ ទៅវិញ។

ក្រុម ៨០១ ៖ សកម្មភាពរក្សាសន្តិសុខឯកជន

ក្រុមនេះរាប់បញ្ចូលនូវ ការផ្តល់សកម្មភាពមួយឬច្រើន ដូចជា សេវាកម្មយាមកាមនិង ល្បាត និងការប្រមូលនិងដឹកជញ្ជូនប្រាក់ ប័ណ្ណចំណូល ឬវត្ថុមានតម្លៃផ្សេងទៀត ដោយផ្តល់ នូវបុគ្គលិកនិងគ្រឿងបរិក្ខារ ដើម្បីការពារទ្រព្យសម្បត្តិទាំងនោះក្នុងពេលដឹកជញ្ជូន។

ក្រុម ៨០២ ៖ សកម្មភាពសេវាកម្មប្រព័ន្ធសុវត្ថិភាព

ក្រុមនេះរាប់បញ្ចូលនូវការត្រួតពិនិត្យ ឬការត្រួតពិនិត្យពីចម្ងាយ លើប្រព័ន្ធប្រកាស អាសន្នអេឡិចត្រូនិច ដូចជា ប្រកាសអាសន្នពីចោរកម្មនិងអគ្គិភ័យ ហើយរាប់បញ្ចូលផងដែរ នូវការថែទាំនិងដំឡើង ការជួសជុល ការសង់ឡើងវិញ និងកែសម្រួល គន្លឹះសោរ ទូដៃក និងទូ ដៃកសុវត្ថិភាព ប្រភេទជាគ្រឿងយន្ត ឬអេឡិចត្រូនិច។

ក្រុមដែលអនុវត្តនូវសកម្មភាពទាំងនេះ អាចនឹងត្រូវចូលរួមក្នុងការលក់ផងដែរ ដែល មានដូចជាប្រព័ន្ធសុវត្ថិភាព គន្លឹះសោរ ទូដៃក និងទូដៃកសុវត្ថិភាព ប្រភេទជាគ្រឿងយន្ត ឬអេ ឡិចត្រូនិច។

ក្រុម ៨០៣ ៖ សកម្មភាពស៊ើបអង្កេត

ក្រុមនេះរាប់បញ្ចូលសេវាកម្មស៊ើបអង្កេតនិងចោរកម្ម និងសកម្មភាពរបស់ភ្នាក់ងារស៊ើប អង្កេតឯកជនទាំងអស់ ដោយមិនប្រកាន់អំពីប្រភេទអតិថិជន ឬគោលបំណងនៃការស៊ើប អង្កេតឡើយ។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាគាំទ្រ
ផ្នែក ៨០ ៖ សកម្មភាពរក្សាសន្តិសុខ និងស៊ើបអង្កេត

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
៨០១			សកម្មភាពរក្សាសន្តិសុខឯកជន
	៨០១០ ^(១)		សកម្មភាពរក្សាសន្តិសុខឯកជន
		៨០១០០	សកម្មភាពរក្សាសន្តិសុខឯកជន ^(២)
៨០២			សកម្មភាពសេវាកម្មប្រព័ន្ធសុវត្ថិភាព
	៨០២០ ^(៣)		សកម្មភាពសេវាកម្មប្រព័ន្ធសុវត្ថិភាព
		៨០២០០	សកម្មភាពសេវាកម្មប្រព័ន្ធសុវត្ថិភាព ^(៤)
៨០៣			សកម្មភាពស៊ើបអង្កេត
	៨០៣០		សកម្មភាពស៊ើបអង្កេត
		៨០៣០០	សកម្មភាពស៊ើបអង្កេត និងចារកម្ម ^(៥)

- (១) **មិនរាប់បញ្ចូល** សកម្មភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព (មើល ៨៤២៣)។
- (២) **រាប់បញ្ចូល** ការផ្តល់សកម្មភាពមួយឬច្រើន ដូចជា សេវាកម្មយាមកាមនិងល្បាត និងការប្រមូល និងដឹកជញ្ជូនប្រាក់ ប័ណ្ណចំណូល ឬវត្ថុមានតម្លៃផ្សេងទៀត ដោយផ្តល់នូវបុគ្គលិក និងគ្រឿងបរិក្ខារ ដើម្បីការពារទ្រព្យសម្បត្តិទាំងនោះក្នុងពេលដឹកជញ្ជូន (ឧ. សេវាកម្មរថយន្តស្រោបដែក សេវាកម្មអង្គរក្សការពារ សេវាកម្មថតសំឡេង សេវាកម្មផ្គត់ផ្គង់សម្រាមដៃ និងសេវាកម្មសន្តិសុខយាមកាម)។
- (៣) **មិនរាប់បញ្ចូល**
- (ក) ការដំឡើងប្រព័ន្ធសុវត្ថិភាព (មើល ៤៣២១០)
 - (ខ) ការលក់ប្រព័ន្ធសុវត្ថិភាព គន្លឹះសោរ ទូដែក និងទូដែកសុវត្ថិភាព ប្រភេទជាគ្រឿងយន្ត ឬអេឡិចត្រូនិច ដោយមិនផ្តល់សេវាកម្មត្រួតពិនិត្យ ដំឡើង ឬថែទាំ (មើល ៤៧៥៩៧)
 - (គ) ទីប្រឹក្សាផ្នែករក្សាសន្តិសុខ (មើល ៧៤៩០០)
 - (ឃ) សកម្មភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព (មើល ៨៤២៣)
 - (ង) ការផ្តល់សេវាកម្មចម្លងសោរ (មើល ៩៥២៩៩)។
- (៤) **រាប់បញ្ចូល**
- (ក) សកម្មភាពលក់ ត្រួតពិនិត្យ ឬត្រួតពិនិត្យពីចម្ងាយនូវប្រព័ន្ធប្រកាសអាសន្នអេឡិចត្រូនិច (ឧ. ការប្រកាសអាសន្នអំពីចោរកម្ម និងអគ្គិភ័យ) រួមទាំងសេវាកម្មថែទាំផងដែរ
 - (ខ) សកម្មភាពលក់ ដំឡើង ជួសជុល សង់ឡើងវិញ និងកែសម្រួល គន្លឹះសោរ ទូដែក និងទូដែកសុវត្ថិភាព ប្រភេទជាគ្រឿងយន្ត ឬអេឡិចត្រូនិច។
- (៥) **រាប់បញ្ចូល** សកម្មភាពភ្នាក់ងារស៊ើបអង្កេតឯកជន ដែលមិនប្រកាន់អំពីប្រភេទអតិថិជន ឬគោលបំណងនៃការស៊ើបអង្កេត។

ផ្នែក ៨១ ៖ សកម្មភាពសេវាកម្មពាក់ព័ន្ធនឹងអាគារ និងសោភ័ណភាព

ផ្នែកនេះរាប់បញ្ចូល សកម្មភាពផ្គត់ផ្គង់សេវាកម្មគាំទ្រទូទៅជាច្រើន ដូចជា ការផ្តល់សេវាកម្មគាំទ្រចម្រុះបែប ដល់ទឹកនៃឯកជនរបស់អតិថិជន, ការសម្អាតផ្ទៃខាងក្នុងនិងខាងក្រៅនៃអាគារគ្រប់ប្រភេទ, ការសម្អាតម៉ាស៊ីនឧស្សាហកម្ម, ការសម្អាតរថភ្លើង រថយន្តក្រុង យន្តហោះ ។ល។, ការសម្អាតផ្ទៃខាងក្នុងយានយន្តដឹកជញ្ជូន:បួរត្តុរាវផ្សេងទៀត តាមផ្លូវគោកនិងសមុទ្រ, សកម្មភាពសម្លាប់មេរោគក្នុងអាគារ នាវា រថភ្លើង ។ល។, ការសម្អាតដប, ការបោសសម្អាតផ្លូវ, ការកៀរសម្អាតទឹកកកនិងព្រិល, ការផ្តល់សេវាកម្មថែរក្សាសោភ័ណភាព រួមទាំងការផ្តល់សេវាកម្មទាំងអស់នេះ ដោយមានអមជាមួយនឹងការរចនាគម្រោងរៀបចំសោភ័ណភាព ឬសកម្មភាពសាងសង់ចិញ្ចឹមផ្លូវសម្រាប់ថ្មើរជើង ជណ្តើរស្ពានសម្រាប់ឆ្លងផ្លូវ របង ស្រះ និងប្រភេទសំណង់ស្រដៀងនេះ។

ក្រុម ៨១១ ៖ សេវាកម្មគាំទ្រចម្រុះបែបដល់ទឹកនៃឯកជន

ក្រុមនេះរាប់បញ្ចូល ការផ្តល់សេវាកម្មគាំទ្រចម្រុះបែប ដល់ទឹកនៃឯកជន ដូចជា ការសម្អាតទូទៅនៃផ្ទៃខាងក្នុងទឹកនៃឯកជន ការថែទាំ ការយកសំរាមទៅចោល ការរក្សាសន្តិសុខនិងយាមកាម ការរត់សំបុត្រ បដិសណ្ឋារកិច្ច ការបោកគក់ និងសេវាកម្មពាក់ព័ន្ធនានាដើម្បីគាំទ្រដល់សកម្មភាពសម្រួលការងារដល់ទឹកនៃឯកជន។

អង្គភាពដែលបានចាត់ថ្នាក់នៅទីនេះ ផ្តល់តែបុគ្គលិកដើម្បីធ្វើសកម្មភាពគាំទ្រទាំងនេះ ប៉ុន្តែមិនពាក់ព័ន្ធឬទទួលខុសត្រូវ ចំពោះសកម្មភាពឬអាជីវកម្មចម្បងរបស់អតិថិជនឡើយ។

ក្រុម ៨១២ ៖ សេវាកម្មសម្អាត

ក្រុមនេះរាប់បញ្ចូល សកម្មភាពសម្អាតទូទៅនៃផ្ទៃខាងក្នុងអាគារគ្រប់ប្រភេទ, ការសម្អាតផ្ទៃខាងក្រៅអាគារ, សកម្មភាពសម្អាតតាមឯកទេសសម្រាប់អាគារ ឬសកម្មភាពសម្អាតតាមឯកទេសផ្សេងទៀត, ការសម្អាតម៉ាស៊ីនឧស្សាហកម្ម, ការសម្អាតយានយន្តដឹកជញ្ជូន:បួរត្តុរាវ តាមផ្លូវគោកនិងសមុទ្រ, សកម្មភាពសម្លាប់មេរោគ សម្រាប់អាគារនិងម៉ាស៊ីនឧស្សាហកម្ម, ការសម្អាតដប, ការបោសសម្អាតផ្លូវ, ការកៀរសម្អាតទឹកកកនិងព្រិល។

ក្រុមនេះមិនរាប់បញ្ចូលនូវ ការគ្រប់គ្រងកត្តាចង្រៃខាងកសិកម្ម (ផ្នែកកសិកម្ម), សកម្មភាពសម្អាតដោយចំហាយទឹក ខាត់ខ្សាច់ និងសកម្មភាពប្រហាក់ប្រហែល សម្រាប់ផ្ទៃខាងក្រៅអាគារ (ផ្នែកសំណង់), ការសម្អាតព្រំនិងកម្រាលព្រំដោយសាប៊ូ, ការសម្អាតរាំងនន

និងរបាំង (ផ្នែកសេវាកម្មផ្សេងទៀត)។ ការសម្អាតអាគារថ្មី ភ្លាមៗបន្ទាប់ពីសាងសង់រួច ក៏មិនត្រូវបានរាប់បញ្ចូលផងទេ (ផ្នែកសំណង់)។

ក្រុម ៨១៣ ៖ សេវាកម្មរៀបចំ និងថែរក្សាសោភ័ណភាព

ក្រុមនេះរាប់បញ្ចូលសកម្មភាពដាំ លម្អ និងថែទាំនូវ សួនច្បារ និងឧទ្យានសម្រាប់លំនៅដ្ឋានឯកជន និងសាធារណៈ, អាគារសាធារណៈ និងពាក់កណ្តាលសាធារណៈ(សាលារៀន មន្ទីរពេទ្យ អាគាររដ្ឋបាល អាគារវិហារសាសនា។ល។), បរិវេណសាលាក្រុង(សួនច្បារតំបន់បៃតង កន្លែងបញ្ចុះសព។ល។), រុក្ខជាតិនៅតាមមហាវិថី(ផ្លូវថ្នល់ ផ្លូវថ្នល់ភ្លើង ផ្លូវទឹក កំពង់ផែ), អាគារឧស្សាហកម្ម និងអាគារពាណិជ្ជកម្ម, រុក្ខជាតិនៅតាមអាគារ(សួនច្បារលើដំបូល រុក្ខជាតិនៅតាមយ៉ាងមុខ សួនច្បារខាងក្នុងអាគារ), បរិវេណកីឡា (ទីលានបាល់ទាត់ កន្លែងវាយកូនគោល។ល។), បរិវេណសួនកុមារ, ទីធ្លាមានដាំស្មៅសម្រាប់គេងហាលថ្ងៃ និងសួនកម្សាន្តផ្សេងទៀត, កន្លែងមានទឹកស្តុក និងទឹកហូរ (អាងទឹក ស្រះ អាងហែលទឹក ប្រឡាយ ផ្លូវទឹក ប្រព័ន្ធលូ), និងរុក្ខជាតិដាំដុះដើម្បីទប់ទល់នឹងការបំពងសំឡេង ខ្យល់ សំណឹក គំហើញ និងចំណាំងពន្លឺ។ ការថែទាំដើម្បីរក្សាឲ្យស្ថិតនៅក្នុងលក្ខខណ្ឌមានជីវចម្រុះល្អ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាគាំទ្រ

ផ្នែក ៨១ ៖ សកម្មភាពសេវាកម្មពាក់ព័ន្ធនឹងអាគារ និងសោភ័ណភាព

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
៨១១			សេវាកម្មគាំទ្រចម្រុះបែបដល់ទឹកនៃឯង
	៨១១០ ^(១)		សេវាកម្មគាំទ្រចម្រុះបែបដល់ទឹកនៃឯង
		៨១១០០	សេវាកម្មគាំទ្រចម្រុះបែបដល់ទឹកនៃឯង ^(២)
៨១២			សេវាកម្មសម្អាត
	៨១២១ ^(៣)		ការសម្អាតទូទៅចំពោះអាគារ
		៨១២១០	ការសម្អាតទូទៅចំពោះអាគារ

- (១) **មិនរាប់បញ្ចូល** (ក) ការផ្តល់សេវាកម្មគាំទ្រតែមួយមុខ ក្នុងចំណោមសេវាកម្មគាំទ្រទាំងនោះ (ឧ. សេវាកម្មសម្អាតទូទៅចំពោះផ្ទៃខាងក្នុង) ឬបំពេញមុខងារទោល (ឧ. ការកម្តៅ) (មើលថ្នាក់ដែលសមស្រប ទៅតាមសេវាកម្មដែលបានផ្តល់ឲ្យ)
- (ខ) ការផ្តល់ការគ្រប់គ្រងនិងបុគ្គលិក សម្រាប់ប្រតិបត្តិការពេញលេញដល់ស្ថាប័នរបស់អតិថិជន (ឧ. សណ្ឋាគារ ភោជនីយដ្ឋាន អណ្តូងរ៉ែ ឬមន្ទីរពេទ្យ) (មើលថ្នាក់ដែលចែងអំពីអង្គភាពប្រតិបត្តិការបែបនេះ)
- (គ) ការផ្តល់ការគ្រប់គ្រង និងប្រតិបត្តិការនៅនឹងកន្លែងដល់ប្រព័ន្ធកំព្យូទ័ររបស់អតិថិជន ឬដំណើរការបញ្ចូលទិន្នន័យ (មើល ៦២០២០)
- (ឃ) ប្រតិបត្តិការកិច្ចសម្រួលការខាងកែតម្រូវ ផ្នែកតាមកិច្ចសន្យា ឬតាមការបង់ថ្លៃឈ្នួលជាក់ស្តែង (មើល ៨៤២៣៩)។
- (២) **រាប់បញ្ចូល** ការផ្តល់នូវ សេវាកម្មគាំទ្រចម្រុះបែប ដល់ទឹកនៃឯងរបស់អតិថិជន (ឧ. ការសម្អាតផ្ទៃខាងក្នុងទូទៅ ការថែទាំ ការយកសំរាមបោះចោល សន្តិសុខនិងការយាមកាម ការបញ្ជូនសំបុត្រ បដិសណ្ឋារកិច្ច ការបោកគក់) និងសេវាពាក់ព័ន្ធដើម្បីគាំទ្រដល់ប្រតិបត្តិការនានានៅក្នុងទឹកនៃឯង ប៉ុន្តែមិនពាក់ព័ន្ធ ឬជាប់ទំនួលខុសត្រូវចំពោះសកម្មភាពឬអាជីវកម្មចម្បងរបស់អតិថិជន, ការគ្រប់គ្រងទឹកនៃឯងនានា ដូចជា មូលដ្ឋានទំព ពន្ធនាគារ និងអាគារ ឬទឹកនៃឯងផ្សេងទៀត (លែកលែងការគ្រប់គ្រងសម្ភារៈកំព្យូទ័រ)។
- (៣) **មិនរាប់បញ្ចូល** សកម្មភាពសម្អាតតាមឯកទេសសម្រាប់ផ្ទៃខាងក្នុង (ឧ. ការសម្អាតបំពង់ផ្សេង ការសម្អាតជើងក្រាន ឡ ឡដុតសំរាម ឆ្នាំងដាំទឹក បំពង់បញ្ចូលខ្យល់ បំពង់ផ្សេង) (មើល ៨១២៩៩)។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាគាំទ្រ

ផ្នែក ៨១ ៖ សកម្មភាពសេវាកម្មពាក់ព័ន្ធនឹងអាគារ និងសោភ័ណភាព

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
	៨១២៩ ^(១)		សកម្មភាពសម្អាតអាគារ និងសម្អាតខាងឧស្សាហកម្មផ្សេងទៀត
		៨១២៩១	សេវាសម្អាត និងថែទាំអាងហែលទឹក
		៨១២៩២	សកម្មភាពសម្លាប់មេរោគក្នុងអាគារ
		៨១២៩៩	ការសម្អាតតាមឯកទេសផ្សេងទៀតលើអាគារ និងការសម្អាតតំបន់ឧស្សាហកម្ម និងផ្លូវថ្នល់
៨១៣			សកម្មភាពរៀបចំ និងថែរក្សាសោភ័ណភាព
	៨១៣០ ^(២)		សកម្មភាពរៀបចំ និងថែរក្សាសោភ័ណភាព
		៨១៣០០	សកម្មភាពរៀបចំ និងថែរក្សាសោភ័ណភាព ^(៣)
(១)	មិនរាប់បញ្ចូល	(ក)	ការគ្រប់គ្រងកត្តាចង្រៃខាងកសិកម្ម (មើល ០១៦១០)
		(ខ)	ការសម្អាតលូទឹកស្អុយ និងបំពង់បង្ហូរទឹក (មើល ៣៧០០០)
		(គ)	ការសម្អាតយានយន្ត ការលាងរថយន្ត (មើល ៤៥២០៣)។
(២)	មិនរាប់បញ្ចូល	(ក)	ផលិតកម្មសម្រាប់អាជីវកម្ម និងការដាំដុះសម្រាប់ធ្វើអាជីវកម្ម នូវរុក្ខជាតិដើមឈើ (មើលផ្នែក ០១ និង ០២), សកម្មភាពបណ្តុះកូនឈើ (លើកលែងតែការបណ្តុះកូនឈើព្រៃ) (មើល ០១៣០១)
		(ខ)	ការថែទាំដីឲ្យមានគុណភាពល្អសម្រាប់ការធ្វើកសិកម្ម (មើល ០១៦១០)
		(គ)	សកម្មភាពសាងសង់ដើម្បីសោភ័ណភាព (មើលជំពូក «ច»)
		(ឃ)	សកម្មភាពរចនា និងស្ថាបត្យកម្មខាងសោភ័ណភាព (មើល ៧១១០)
		(ង)	ប្រតិបត្តិការសួនច្បាររុក្ខជាតិ (មើល ៩១០៣១)។
(៣)	រាប់បញ្ចូល	(ក)	ការដាំ លម្អ និងថែទាំនូវ សួនច្បារ និងឧទ្យានសម្រាប់លំនៅដ្ឋានឯកជន និងសាធារណៈ, អាគារសាធារណៈ និងពាក់កណ្តាលសាធារណៈ(សាលារៀន មន្ទីរពេទ្យ អាគាររដ្ឋបាល អាគារវិហារសាសនា។ល។), បរិវេណសាលាក្រុង (សួនច្បារ តំបន់បៃតង កន្លែងបញ្ចុះសព។ល។), រុក្ខជាតិនៅតាមមហាវិថី(ផ្លូវថ្នល់ ផ្លូវថ្មី ផ្លូវថ្លើង ផ្លូវទឹក កំពង់ផែ), អាគារឧស្សាហកម្ម និងអាគារពាណិជ្ជកម្មរុក្ខជាតិនៅតាមអាគារ(សួនច្បារលើដំបូល រុក្ខជាតិនៅតាមយ៉ាងមុខសួនច្បារខាងក្នុងអាគារ)
		(ខ)	បរិវេណកីឡា(ទីលានបាល់ទាត់ កន្លែងវាយកូនគោល។ល។), បរិវេណសួនកុមារ, ទីធ្លាមានដាំស្មៅសម្រាប់គេងហាលថ្ងៃ និងសួនកម្សាន្តផ្សេងទៀត, កន្លែងមានទឹកស្អុក និងទឹកហូរ(អាងទឹក ស្រះ អាងហែលទឹក ប្រឡាយ ផ្លូវទឹកប្រព័ន្ធលូ), និងរុក្ខជាតិដាំដុះដើម្បីទប់ទល់នឹងការបំពង់សំឡេង ខ្យល់ សំណឹកតំហើញ និងចំណាំឯងផ្សេងៗ ការថែទាំដើម្បីរក្សាឲ្យស្ថិតនៅក្នុងលក្ខខណ្ឌមានជីវចម្រុះល្អ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ផ្នែក ៨២ ៖ សកម្មភាពខាងរដ្ឋបាលការិយាល័យ គាំទ្រការិយាល័យ និងគាំទ្រអាជីវកម្មផ្សេងទៀត

ផ្នែកនេះរាប់បញ្ចូលនូវ ការផ្តល់សេវាកម្មរដ្ឋបាលការិយាល័យប្រចាំថ្ងៃ និងការផ្តល់ជំនួយដល់អាជីវកម្មដែលកំពុងដំណើរការជាប្រចាំ ដោយផ្អែកតាមកិច្ចសន្យា ឬថ្លៃឈ្នួល។

ផ្នែកនេះក៏រាប់បញ្ចូលផងដែរនូវសកម្មភាពសេវាកម្មគាំទ្រគ្រប់ប្រភេទ ដែលផ្តល់ទៅឲ្យសកម្មភាពអាជីវកម្ម ដទៃទៀតដែលពុំបានរាប់បញ្ចូល។

អង្គភាពដែលពាក់ព័ន្ធនៅក្នុងផ្នែកនេះ មិនផ្តល់បុគ្គលិករបស់ខ្លួន ដើម្បីទៅបំពេញសកម្មភាពទាំងមូលរបស់អាជីវកម្មនោះទេ (ពោលគឺបំពេញតែចំណែកណាមួយ នៃសកម្មភាពនោះប៉ុណ្ណោះ)។

ក្រុម ៨២១ ៖ សកម្មភាពខាងរដ្ឋបាលការិយាល័យ និងសកម្មភាពគាំទ្រការិយាល័យ

ក្រុមនេះរាប់បញ្ចូលនូវការផ្តល់សេវាកម្មរដ្ឋបាលការិយាល័យប្រចាំថ្ងៃ ដូចជា ការធ្វើផែនការហិរញ្ញវត្ថុ ការធ្វើវិក្កយបត្រនិងរក្សាកំណត់ត្រា ការដឹកជញ្ជូនសម្ភារៈឬទំនិញនិងការបែងចែកបុគ្គលិក និងព័ត៌មាន ទៅឲ្យភាគីដទៃ ដោយផ្អែកតាមកិច្ចសន្យា ឬថ្លៃឈ្នួល។

ក្រុមនេះក៏រាប់បញ្ចូលផងដែរនូវសកម្មភាពគាំទ្រដល់ភាគីដទៃ ដោយផ្អែកតាមកិច្ចសន្យា ឬថ្លៃឈ្នួល ដែលសកម្មភាពគាំទ្រទាំងនេះជាសកម្មភាពដំណើរការគាំទ្រអាជីវកម្មប្រព្រឹត្តិទៅជាប្រចាំ ហើយដែលស្ថាប័នអាជីវកម្មទាំងនោះធ្លាប់បំពេញសកម្មភាពទាំងនោះដោយខ្លួនឯងកន្លងមក។

អង្គភាពដែលពាក់ព័ន្ធនៅក្នុងផ្នែកនេះ មិនផ្តល់បុគ្គលិករបស់ខ្លួន ដើម្បីទៅបំពេញសកម្មភាពទាំងមូលរបស់អាជីវកម្មនោះទេ (ពោលគឺបំពេញតែចំណែកណាមួយនៃសកម្មភាពនោះប៉ុណ្ណោះ)។ បានន័យថា អង្គភាពដែលចូលរួមក្នុងចំណែកណាមួយនៃសកម្មភាពនោះត្រូវបានចាត់ថ្នាក់ ដោយយោងតាមចំណែកនៃសកម្មភាពនោះ។

ក្រុម ៨២២ ៖ សកម្មភាពរបស់មជ្ឈមណ្ឌលការហៅទូរស័ព្ទ

ក្រុមនេះរាប់បញ្ចូល សកម្មភាពរបស់មជ្ឈមណ្ឌលការហៅទូរស័ព្ទ ពោលគឺឆ្លើយតបទូរស័ព្ទរបស់អតិថិជន ដោយប្រើប្រាស់ ប្រតិបត្តិករជាមនុស្ស ប្រព័ន្ធបញ្ជូនការហៅដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្លាប់ការហៅទៅនឹងកំពូទ័រ ប្រព័ន្ធឆ្លើយតបសំឡេងអន្តរកម្ម ឬវិធីសាស្ត្រប្រហាក់ប្រហែល ដើម្បីទទួលបានការបញ្ជាទិញ ផ្តល់ព័ត៌មានពីផលិតផល ដោះស្រាយសំណូមពររបស់អតិថិជន ឬដោះស្រាយបណ្តឹងពីអតិថិជន, និងសកម្មភាពរបស់មជ្ឈមណ្ឌលការហៅចេញ ដោយប្រើវិធីសាស្ត្រស្រដៀងគ្នា ដើម្បីលក់ឬផ្សព្វផ្សាយ នូវផលិតផលឬសេវាកម្ម ទៅ

ឲ្យអតិថិជនសក្តានុពល ស្រាវជ្រាវទីផ្សារឬស្ទង់មតិសាធារណៈ និងសកម្មភាពប្រហាក់ប្រហែលនេះ សម្រាប់អតិថិជន។

ក្រុម ៨២៣ ៖ សម្មភាពរៀបចំសន្និបាត និងពិព័រណ៍ពាណិជ្ជកម្ម

ក្រុមនេះរាប់បញ្ចូលការរៀបចំ ការផ្សព្វផ្សាយ ឬការគ្រប់គ្រងព្រឹត្តិការណ៍នានា ដូចជា ពិព័រណ៍ពាណិជ្ជកម្មនិងជំនួញ សន្និបាត សន្និសីទ និងកិច្ចប្រជុំ ទោះបីជាមានឬមិនមានផ្តល់នូវ ការគ្រប់គ្រងនិងបុគ្គលិក ដើម្បីដំណើរការព្រឹត្តិការណ៍ទាំងនេះ នៅកន្លែងដែលកំពុងប្រារព្ធពិធីក៏ដោយ។

ក្រុម ៨២៩ ៖ សកម្មភាពសេវាកម្មគាំទ្រដល់អាជីវកម្ម ដទៃទៀតដែលពុំបានរាប់បញ្ចូល

ក្រុមនេះរាប់បញ្ចូលនូវ សកម្មភាពរបស់ភ្នាក់ងារប្រមូលប្រាក់បំណុល សកម្មភាពរបស់ការិយាល័យព័ត៌មានឥណទាន និងសកម្មភាពគាំទ្រគ្រប់ប្រភេទដែលផ្តល់ឲ្យអាជីវកម្ម ដែលមិនត្រូវបានគេចាត់ទុកនៅក្នុងថ្នាក់ណាផ្សេងទៀត។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាគាំទ្រ

ផ្នែក ៨២ ៖ សកម្មភាពខាងរដ្ឋបាលការិយាល័យ គាំទ្រការិយាល័យ និងគាំទ្រអាជីវកម្មផ្សេងទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
៨២១			សកម្មភាពខាងរដ្ឋបាលការិយាល័យ និងសកម្មភាពគាំទ្រការិយាល័យ
	៨២១១ ^(១)		សេវាកម្មចម្រុះបែបខាងរដ្ឋបាលការិយាល័យ
		៨២១១០	សេវាកម្មចម្រុះបែបខាងរដ្ឋបាលការិយាល័យ ^(២)
	៨២១៩ ^(៣)		សកម្មភាពថតចម្លងឯកសារ សកម្មភាពរៀបចំឯកសារ និងសកម្មភាពឯកទេសផ្សេងទៀតសម្រាប់គាំទ្រការិយាល័យ
		៨២១៩១	សកម្មភាពថតចម្លងឯកសារ ^(៤)
		៨២១៩៩	សកម្មភាពរៀបចំឯកសារ និងសកម្មភាពឯកទេសផ្សេងទៀតសម្រាប់គាំទ្រការិយាល័យ ^(៥)

- (១) **មិនរាប់បញ្ចូល** (ក) ការផ្តល់បុគ្គលិក ដើម្បីបំពេញសកម្មភាពទាំងមូល របស់ដំណើរការអាជីវកម្ម (មើលថ្នាក់ ដោយផ្អែកលើប្រភេទអាជីវកម្ម ដែលបានបំពេញសកម្មភាព)
- (ខ) ការផ្តល់បុគ្គលិក ដើម្បីបំពេញចំណែកណាមួយ នៃសកម្មភាពទាំងនេះ (មើលថ្នាក់ ដោយផ្អែកលើសកម្មភាពពិសេសនោះ)។
- (២) **រាប់បញ្ចូល** ការផ្តល់សេវាកម្មរដ្ឋបាលការិយាល័យប្រចាំថ្ងៃ ដូចជា ការធ្វើផែនការហិរញ្ញវត្ថុ ការធ្វើវិក្កយបត្រនិងរក្សាកំណត់ត្រា ការដឹកជញ្ជូនសម្ភារៈឬទំនិញនិងការបែងចែកបុគ្គលិក(សេវាកម្មរត់សំបុត្រ) និងព័ត៌មាន ដោយផ្អែកតាមកិច្ចសន្យា ឬថ្លៃឈ្នួល។
- (៣) **មិនរាប់បញ្ចូល** (ក) ការបោះពុម្ពឯកសារ (ការបោះពុម្ពហ័ស ការបោះពុម្ពដោយថត(អូហ្វសេត) ។ល។) (មើល ១៨១១)
- (ខ) ការផ្សាយពាណិជ្ជកម្មតាមការចែកសំបុត្រដោយផ្ទាល់ (មើល ៧៣១០)
- (គ) សេវាកម្មជរលេខឯកទេស ដូចជា ការធ្វើកំណត់ហេតុនៅក្នុងសារនាការតុលាការ (មើល ៨២៩៩)
- (ឃ) សេវាកម្មជរលេខសាធារណៈ (មើល ៨២៩៩)។
- (៤) **រាប់បញ្ចូល** សេវាកម្មថតចម្លងឯកសារ ដោយគ្មានផ្តល់សេវាកម្មបោះពុម្ព ដូចជា ការបោះពុម្ពដោយថត ការបោះពុម្ពហ័ស ការបោះពុម្ពឌីជីថល សេវាកម្មបោះពុម្ពដែលចាប់ផ្តើមពីការបង្កើតគំនូរព្រាងរហូតដល់ការបោះពុម្ពសម្រេច។
- (៥) **រាប់បញ្ចូល** ការសរសេរសំបុត្រ ឬសរសេរប្រវត្តិរូប។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាគាំទ្រ

ផ្នែក ៨២ ៖ សកម្មភាពខាងរដ្ឋបាលការិយាល័យ គាំទ្រការិយាល័យ និងគាំទ្រអាជីវកម្មផ្សេងទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
៨២២	៨២២០		សកម្មភាពរបស់មជ្ឈមណ្ឌលការហៅទូរស័ព្ទ
			សកម្មភាពរបស់មជ្ឈមណ្ឌលការហៅទូរស័ព្ទ
		៨២២០០	សកម្មភាពរបស់មជ្ឈមណ្ឌលការហៅទូរស័ព្ទ ^(១)
៨២៣	៨២៣០		សកម្មភាពរៀបចំសន្និបាត និងពិព័រណ៍ពាណិជ្ជកម្ម
			សកម្មភាពរៀបចំសន្និបាត និងពិព័រណ៍ពាណិជ្ជកម្ម
		៨២៣០០	សកម្មភាពរៀបចំសន្និបាត និងពិព័រណ៍ពាណិជ្ជកម្ម ^(២)

- (១) **រាប់បញ្ចូល** (ក) សកម្មភាពរបស់មជ្ឈមណ្ឌលការហៅទូរស័ព្ទ ពោលគឺឆ្លើយតបទូរស័ព្ទរបស់អតិថិជន ដោយប្រើប្រាស់ ប្រតិបត្តិករជាមនុស្ស ប្រព័ន្ធបញ្ជូនការហៅដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងការហៅទៅនឹងកំពូទ័រ ប្រព័ន្ធឆ្លើយតបសំឡេងអន្តរកម្ម ឬវិធីសាស្ត្រប្រហាក់ប្រហែល ដើម្បីទទួលបានការបញ្ជាទិញ ផ្តល់ព័ត៌មានពីផលិតផល ដោះស្រាយសំណួររបស់អតិថិជន ឬដោះស្រាយបណ្តឹងពីអតិថិជន
- (ខ) សកម្មភាពរបស់មជ្ឈមណ្ឌលការហៅចេញ ដោយប្រើវិធីសាស្ត្រស្រដៀងគ្នា ដើម្បីលក់ឬផ្សព្វផ្សាយ នូវផលិតផលឬសេវាកម្ម ទៅឲ្យអតិថិជនសក្តានុពល ស្រាវជ្រាវទីផ្សារឬស្ទង់មតិសាធារណៈ និងសកម្មភាពប្រហាក់ប្រហែលនេះ សម្រាប់អតិថិជន។
- (២) **រាប់បញ្ចូល** អ្នករៀបចំពិព័រណ៍ពាណិជ្ជកម្ម និងអាជីវកម្ម។

ជំពូក ៧ ៖ សកម្មភាពរដ្ឋបាល និងសេវាគាំទ្រ

ផ្នែក ៨២ ៖ សកម្មភាពខាងរដ្ឋបាលការិយាល័យ គាំទ្រការិយាល័យ និងគាំទ្រអាជីវកម្មផ្សេងទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
៨២៩			សកម្មភាពសេវាគាំទ្រដល់អាជីវកម្ម ដទៃទៀតដែលពុំបានរាប់បញ្ចូល
	៨២៩១		សកម្មភាពភ្នាក់ងារប្រមូលប្រាក់បំណុល និងការិយាល័យព័ត៌មានឥណទាន
		៨២៩១០	សកម្មភាពភ្នាក់ងារប្រមូលប្រាក់បំណុល និងការិយាល័យព័ត៌មានឥណទាន ^(១)
	៨២៩២ ^(២)		សកម្មភាពវេចខ្ចប់
		៨២៩២០	សកម្មភាពវេចខ្ចប់ ដោយផ្អែកតាមកិច្ចសន្យាឬការបង់ថ្លៃឈ្នួល មិនប្រកាន់ថាប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិឬអត់
	៨២៩៩ ^(៣)		សកម្មភាពសេវាគាំទ្រដល់អាជីវកម្ម ដទៃទៀតដែលពុំបានរាប់បញ្ចូល
		៨២៩៩០	សកម្មភាពសេវាគាំទ្រដល់អាជីវកម្ម ដទៃទៀតដែលពុំបានរាប់បញ្ចូល

- (១) **រាប់បញ្ចូល**
- (ក) ការប្រមូលប្រាក់សំណងចំពោះប្រាក់ដែលអតិថិជនប្តឹងទាមទារ និងប្រាក់ដែលអតិថិជនផ្ញើមក (ឧ. សេវាកម្មទូទាត់វិក្កយបត្រ ឬសេវាប្រមូលបំណុល)
 - (ខ) ការចងក្រងព័ត៌មាន ដូចជា ប្រវត្តិការងារនិងប្រវត្តិឥណទានរបស់បុគ្គល ប្រវត្តិឥណទានរបស់អាជីវកម្ម ហើយផ្តល់ព័ត៌មានទាំងនេះ ទៅឲ្យស្ថាប័នហិរញ្ញវត្ថុ អ្នកលក់រាយ និងភាគីផ្សេងទៀត ដែលត្រូវការវាយតម្លៃភាពទុកចិត្តបាន របស់បុគ្គលនិងអាជីវកម្មទាំងនោះ។
- (២) **រាប់បញ្ចូល**
- ការវេចខ្ចប់សាច់ និងឱសថ
 - (ក) ការផលិតភេសជ្ជៈ និងទឹកបរិសុទ្ធ (មើល ១១០៤)
 - (ខ) សកម្មភាពវេចខ្ចប់ សម្រាប់សម្រួលដល់ការដឹកជញ្ជូន (មើល ៥២២៩៩)។
- (៣) **រាប់បញ្ចូល**
- (ក) ការផ្តល់របាយការណ៍ដែលសុក្រឹត និងរបាយការណ៍ជរលេខ របស់សកម្មភាពសារនាការផ្ទាល់នៅនឹងកន្លែង, និងការសរសេរសកម្មភាព សម្រាប់ជាចំណងជើងរត់បង្ហាញតាមកញ្ជក់ទូរទស្សន៍ ដែលកំពុងផ្សាយផ្ទាល់ អំពីកិច្ចប្រជុំសន្និសីទ
 - (ខ) សេវាកម្មបង្ហាញបាកូដ និងសេវាកម្មបោះពុម្ពបាកូដ ព្រមទាំងសកម្មភាពធ្វើដោយផ្ទាល់
 - (គ) សេវាកម្មប្រមូលយកមកវិញ ឬរឹបអូសយកមកវិញ (ឧ. សេវាកម្មរឹបអូសយកផ្ទះមកវិញ នៅពេលអតិថិជនពុំមានលទ្ធភាពបង់រំលោះតទៅទៀត។ល។)
 - (ឃ) សេវាប្រមូលឈ្នួលចតរថយន្ត។
- មិនរាប់បញ្ចូល**
- (ក) ការផ្តល់សេវាកម្មបកប្រែឯកសារ (មើល ៨២១៩៩)
 - (ខ) សកម្មភាពសរសេរឬអានអក្សរ សម្រាប់ជាចំណងជើងនៅក្នុងខ្សែភាពយន្ត ឬខ្សែអាត់ ឬសេវាកម្មសរសេរអក្សរចំណងជើងផ្សេងទៀត (មើល ៥៩១២០)។

**ជំពូក ណ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ច
សន្តិសុខសង្គម**

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	១
ក្រុម	៣
ថ្នាក់	៧
ថ្នាក់រង	៩

ជំពូកនេះរាប់បញ្ចូលសកម្មភាពដែលមានលក្ខណៈពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋ ដែលជាធម្មតាដំណើរការដោយរដ្ឋបាលសាធារណៈ។ ទាំងនេះរួមមានការអនុម័ត និងការបកស្រាយច្បាប់ និងបទបញ្ញត្តិ ព្រមទាំងការគ្រប់គ្រងកម្មវិធីដែលពឹងផ្អែកលើពួកគេ លើសកម្មភាពច្បាប់ លើការយកពន្ធ លើការការពារជាតិ លើសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព លើសេវាកម្មអន្តោប្រវេសន៍ លើកិច្ចការបរទេស និងលើការគ្រប់គ្រងកម្មវិធីរដ្ឋាភិបាល។ ជំពូកនេះក៏រាប់បញ្ចូលសកម្មភាពកាតព្វកិច្ចសន្តិសុខសង្គមផងដែរ។ ឋានៈផ្លូវច្បាប់ ឬស្ថានភាពស្ថាប័នមិនមែនជាកត្តាកំណត់ថាតើសកម្មភាពមួយត្រូវចាត់ចូលទៅក្នុងជំពូកនេះនោះទេ ខុសពីសកម្មភាពជាក់លាក់ដូចដែលបានបញ្ជាក់ក្នុងកថាខណ្ឌមុន។ នេះមានន័យថា សកម្មភាពដែលបានចាត់ថ្នាក់នៅកន្លែងណាមួយនៅក្នុង ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចម៉ាក្រូស៊ីមិនស្ថិតនៅក្រោមផ្នែកនេះទេ ទោះបីជាបានអនុវត្តដោយបណ្តាអង្គភាពសាធារណៈក៏ដោយ។ ឧទាហរណ៍ ការគ្រប់គ្រងប្រព័ន្ធសាលារៀន (ដូចជាបទបញ្ជា ការត្រួតពិនិត្យ កម្មវិធីសិក្សា) ស្ថិតនៅក្រោមជំពូកនេះ ប៉ុន្តែការបង្រៀនមិននៅក្រោមជំពូកនេះទេ (មើលជំពូក«ត») និងពន្ធនាគារ ឬមន្ទីរពេទ្យយោធាត្រូវបានចាត់ថ្នាក់ក្នុងផ្នែកសុខភាព (មើលជំពូក«ថ»)។ ស្រដៀងគ្នានេះដែរ សកម្មភាពមួយចំនួនក្នុងជំពូកនេះអាចត្រូវបានអនុវត្តដោយអង្គការមិនមែនរដ្ឋាភិបាល។

ផ្នែក ៨៤ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម

ផ្នែកនេះរាប់បញ្ចូលនូវការគ្រប់គ្រងរដ្ឋ និងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមរបស់សហគមន៍, ការផ្តល់សេវាកម្មដល់សហគមន៍ទាំងមូល, និងសកម្មភាពទាក់ទងនឹងកាតព្វកិច្ចសន្តិសុខសង្គម។

ក្រុម ៨៤១ ៖ ការគ្រប់គ្រងរដ្ឋ និងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមរបស់សហគមន៍

ក្រុមនេះរាប់បញ្ចូលនូវការគ្រប់គ្រងទូទៅ (ដូចជា នីតិប្រតិបត្តិ នីតិយុត្តិធម៌ ការគ្រប់គ្រងហិរញ្ញវត្ថុ។ល។ នៅគ្រប់កម្រិតនៃរដ្ឋាភិបាល) និងការគ្រប់គ្រងផ្នែកជីវិតសេដ្ឋកិច្ចនិងសង្គម។

ក្រុម ៨៤២ ៖ ការផ្តល់សេវាកម្មដល់សហគមន៍ទាំងមូល

ក្រុមនេះរាប់បញ្ចូលសកម្មភាពកិច្ចការបរទេស, សកម្មភាពការពារពារ និងសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព។

ក្រុម ៨៤៣ ៖ សកម្មភាពទាក់ទងនឹងកាតព្វកិច្ចសន្តិសុខសង្គម

ក្រុមនេះរាប់បញ្ចូលនូវការផ្តល់មូលនិធិ និងការគ្រប់គ្រងកម្មវិធីសន្តិសុខសង្គមដែលបានផ្តល់ដោយរដ្ឋាភិបាល ដូចជាការព្យាបាលជំងឺ, ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងនិកម្មភាព, ប្រាក់បំណាច់ចូលនិវត្តន៍, និងកម្មវិធីគ្របដណ្តប់ការបាត់បង់ប្រាក់ចំណូលដោយសារមាតុភាព អសមត្ថភាពជាបណ្តោះអាសន្ន ស្ថានភាពមេម៉ាយ។ល។

ជំពូក ណ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម
ផ្នែក ៨៤ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៨៤១			ការគ្រប់គ្រងរដ្ឋ និងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមរបស់សហគមន៍
	៨៤១១ ^(១)		សកម្មភាពគ្រប់គ្រងសាធារណៈទូទៅ
		៨៤១១០	សកម្មភាពគ្រប់គ្រងសាធារណៈទូទៅ (ទាំងមូល)
	៨៤១២ ^(២)		បទបញ្ញត្តិសម្រាប់សកម្មភាពនៃការផ្តល់សេវាកម្មថែទាំសុខភាព អប់រំ វប្បធម៌ និងសេវាកម្មសង្គមផ្សេងទៀត មិនរួមបញ្ចូលសន្តិសុខសង្គម
		៨៤១២០	ការគ្រប់គ្រងរដ្ឋលើកម្មវិធីសេដ្ឋកិច្ចនិងសង្គមកិច្ច
(១)	រាប់បញ្ចូល	(ក)	ការគ្រប់គ្រងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃថ្នាក់កណ្តាល ថ្នាក់តំបន់ និងថ្នាក់មូលដ្ឋាន
		(ខ)	ការគ្រប់គ្រង និងតាមដានកិច្ចការសារពើពន្ធ
		(គ)	ការអនុវត្តថវិកា និងការគ្រប់គ្រងមូលនិធិសាធារណៈនិងបំណុលសាធារណៈ
		(ឃ)	ការគ្រប់គ្រងទូទៅ (ជនស៊ីវិល) គោលការណ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងមូលនិធិពាក់ព័ន្ធ
		(ង)	ការគ្រប់គ្រង និងប្រតិបត្តិការផែនការទាំងមូលរបស់សេដ្ឋកិច្ចនិងសង្គម និងសេវាកម្មផ្តល់ស្ថិតិ នៅគ្រប់កម្រិតនៃរដ្ឋាភិបាល។
	មិនរាប់បញ្ចូល	(ក)	ប្រតិបត្តិការអគារដែលបានកាន់កាប់ ឬគ្រប់គ្រងដោយរដ្ឋាភិបាល (មើល ៦៨១០១ និង ៦៨២០៩)
		(ខ)	ការគ្រប់គ្រងគោលការណ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលមានបំណងបង្កើនសុខុមាលភាពផ្ទាល់ខ្លួន, និងការគ្រប់គ្រងមូលនិធិពាក់ព័ន្ធ (មើល ៨៤១២៩)
		(គ)	ការគ្រប់គ្រងគោលការណ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលមានបំណងបង្កើនសកម្មភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច (មើល ៨៤១៣៩)
		(ឃ)	ការគ្រប់គ្រងគោលការណ៍ស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលទាក់ទងនឹងការការពារ និងការគ្រប់គ្រងមូលនិធិពាក់ព័ន្ធ (មើល ៨៤២២)
		(ង)	ប្រតិបត្តិការនៃការថែរក្សាឯកសាររបស់រដ្ឋាភិបាល (មើល ៩១០១)។
(២)	មិនរាប់បញ្ចូល	(ក)	សកម្មភាពបញ្ចេញចោលនិងកម្ទេចចោលទឹកកខ្វក់និងកាកសំណល់ (មើល ផ្នែក ៣៧, ៣៨, និង ៣៩)
		(ខ)	សកម្មភាពទាក់ទងនឹងកាតព្វកិច្ចសន្តិសុខសង្គម (មើល ៨៤៣០០)
		(គ)	សកម្មភាពការអប់រំ (មើលផ្នែក ៨៥)
		(ឃ)	សកម្មភាពទាក់ទងនឹងសុខភាពមនុស្ស (មើលផ្នែក ៨៦)
		(ង)	សកម្មភាពរបស់បណ្ណាល័យ និងបណ្ណសារដ្ឋាន (ដំណើរការដោយឯកជនសាធារណៈ ឬរដ្ឋាភិបាល) (មើល ៩១០១)
		(ច)	ដំណើរការសារមន្ទីរ និងស្ថាប័នវប្បធម៌ដទៃទៀត (មើល ៩១០២)
		(ឆ)	សកម្មភាពកីឡា ឬការសម្រាកកំសាន្តដទៃទៀត (មើលផ្នែក ៩៣)។

ជំពូក ណ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម
ផ្នែក ៨៤ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៨៤១៣ ^(១)		បទបញ្ញត្តិ និងការធ្វើឲ្យប្រតិបត្តិការអាជីវកម្មមានប្រសិទ្ធភាព
		៨៤១៣០	បទបញ្ញត្តិ និងការធ្វើឲ្យប្រតិបត្តិការអាជីវកម្មមានប្រសិទ្ធភាព
៨៤២			ការផ្តល់សេវាកម្មដល់សហគមន៍ទាំងមូល
	៨៤២១ ^(២)		កិច្ចការបរទេស
		៨៤២១០	កិច្ចការបរទេស
	៨៤២២ ^(៣)		សកម្មភាពការពារ
		៨៤២២០	សេវាកម្មការពារប្រជាពលរដ្ឋ និងទាហាន
(១)	មិនរាប់បញ្ចូល		សកម្មភាពការស្រាវជ្រាវ និងពិសោធន៍ (មើលផ្នែក ៧២)
	រាប់បញ្ចូល		កិច្ចការរុករករ៉ែ និងធនធានក្រោមដី ដូចជាការរុករកស្រាវជ្រាវ ការអភិរក្ស ការរកទីផ្សារ និងផ្នែកផ្សេងទៀតទាក់ទងនឹងការទាញយកធនធានក្រោមដី។
(២)	រាប់បញ្ចូល	(ក)	ការគ្រប់គ្រង និងប្រតិបត្តិការរបស់ក្រសួងការបរទេស និងបេសកកម្មការទូត និងកុងស៊ុលនៅបរទេស ឬនៅការិយាល័យរបស់អង្គការអន្តរជាតិ
		(ខ)	ការគ្រប់គ្រង ប្រតិបត្តិការ និងគាំទ្រដល់សេវាកម្មព័ត៌មាន និងវប្បធម៌ ដែលគ្រោងសម្រាប់បែងចែកលើសពីថ្នាក់ជាតិ
		(គ)	ការគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេស ហិរញ្ញវត្ថុអន្តរជាតិ និងកិច្ចការបច្ចេកទេសក្រៅប្រទេស
	មិនរាប់បញ្ចូល		សេវាកម្មជួយដល់គ្រោះមហន្តរាយអន្តរជាតិ ឬជនភៀសខ្លួនពីសង្គ្រាម (មើល ៨៨៩០៩)។
(៣)	រាប់បញ្ចូល	(ក)	ការគ្រប់គ្រង ការតាមដាន និងប្រតិបត្តិការ របស់កងកម្លាំងការពារយោធា និងកងកម្លាំងការពារដីគោក សមុទ្រ អាកាស និងលំហ
		(ខ)	ការគ្រប់គ្រង ប្រតិបត្តិការ និងការគាំទ្រកងកម្លាំងការពារស៊ីវិល
		(គ)	ការគាំទ្រដំណើរការរបស់ផែនការជាយថាភាព និងការអនុវត្តការងារដែលទទួលបានការចូលរួមពីស្ថាប័ន និងប្រជាពលរដ្ឋ។
	មិនរាប់បញ្ចូល	(ក)	សកម្មភាពការស្រាវជ្រាវ និងពិសោធន៍ (មើលផ្នែក ៧២)
		(ខ)	សកម្មភាពសាលាក្តីយោធា (មើល ៨៤២៣៥)
		(គ)	ការផ្តល់សម្ភារៈសម្រាប់ប្រើក្នុងគ្រាអាសន្នក្នុងប្រទេស ក្នុងករណីមានគ្រោះមហន្តរាយពេលមានសន្តិភាពក្នុងប្រទេស (មើល ៨៥៣០)
		(ឃ)	សកម្មភាពការអប់រំសម្រាប់សាលារៀនយោធា មហាវិទ្យាល័យ និងបណ្ឌិតសភា (មើល ៨៥៣០)
		(ង)	សកម្មភាពរបស់មន្ទីរពេទ្យយោធា (មើល ៨៦១០)។

ជំពូក ណ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម
ផ្នែក ៨៤ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៨៤២៣ ^(១)		សកម្មភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព
		៨៤២៣១	សេវាកម្មនគរបាល
		៨៤២៣២ ^(២)	តុលាការ
(១)	រាប់បញ្ចូល	(ក)	ការគ្រប់គ្រង និងប្រតិបត្តិការរបស់កងកម្លាំងនគរបាលប្រចាំការ និងកងជំនួយ ដែលគាំទ្រដោយអាជ្ញាធរសាធារណៈ, និងរបស់កងកម្លាំងកំពង់ផែ ព្រំដែន ឆ្នាំ ឆ្នេរសមុទ្រ និងកងកម្លាំងនគរបាលពិសេសផ្សេងទៀត
		(ខ)	ការពន្លត់អគ្គិភ័យ និងការបង្ការអគ្គិភ័យ
		(គ)	ការគ្រប់គ្រង និងប្រតិបត្តិការរបស់តុលាការច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី សាលាក្តីយោធា និងប្រព័ន្ធយុត្តិធម៌
		(ឃ)	ការផ្តល់យោបល់ និងការបកស្រាយច្បាប់
		(ង)	អាជ្ញាកណ្តាលសម្រាប់បណ្តឹងរដ្ឋប្បវេណី
		(ច)	ការគ្រប់គ្រងពន្ធនាគារ និងការផ្តល់សេវាកម្មកែខ្លួនឡើងវិញ ដែលរួមទាំង សេវាកម្មបុរេនីតិសម្បទាផងដែរ
		(ឆ)	ការផ្តល់សម្ភារៈប្រើប្រាស់ពេលមានគ្រោះអាសន្នក្នុងស្រុក ក្នុងករណីមាន គ្រោះមហន្តរាយពេលមានសន្តិភាពក្នុងប្រទេស
	មិនរាប់បញ្ចូល	(ក)	ការផ្តល់យោបល់ និងការតំណាងលើសំណុំរឿងរដ្ឋប្បវេណី ព្រហ្មទណ្ឌ និងរឿងផ្សេងៗទៀត (មើល ៦៩១០)
		(ខ)	ប្រតិបត្តិការមន្ទីរពិសោធន៍របស់នគរបាល (មើល ៧១២០០)
		(គ)	ការគ្រប់គ្រង និងប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ (មើល ៨៤២២)
		(ឃ)	សកម្មភាពរបស់សាលាពន្ធនាគារ (មើល ៨៥)
		(ង)	សកម្មភាពរបស់មន្ទីរពេទ្យពន្ធនាគារ (មើល ៨៦១០)។
(២)	រាប់បញ្ចូល		សកម្មភាពរបស់សាលាក្តីយោធា។

ជំពូក ណ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម
ផ្នែក ៨៤ ៖ រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
		៨៤២៣៩	សេវាកម្មសណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការទាក់ទងនឹងសុវត្ថិភាពដទៃទៀត ^(១)
៨៤៣			សកម្មភាពកាតព្វកិច្ចសន្តិសុខសង្គម
	៨៤៣០ ^(២)		សកម្មភាពកាតព្វកិច្ចសន្តិសុខសង្គម
		៨៤៣០០	សកម្មភាពកាតព្វកិច្ចសន្តិសុខសង្គម

- (១) **មិនរាប់បញ្ចូល** (ក) សេវាកម្មបង្ការ និងពន្លត់អគ្គិភ័យនៅព្រលានយន្តហោះ ដែលផ្តល់ឲ្យដោយអង្គភាពដែលមិនមានឯកទេស (មើល ៥២២៣០)
- (ខ) សេវាកម្មពន្លត់ និងបង្ការភ្លើងឆេះព្រៃ (មើល ០២៤០០)
- (គ) ការពន្លត់អគ្គិភ័យនៅតំបន់រុករកប្រេង និងឧស្ម័ន (មើល ០៩១០០)
- រាប់បញ្ចូល** (ក) ការពន្លត់ និងបង្ការអគ្គិភ័យ
- (ខ) ការផ្តល់សម្ភារៈប្រើប្រាស់ក្នុងគ្រាអាសន្នក្នុងស្រុក ក្នុងករណីមានគ្រោះមហន្តរាយពេលមានសន្តិភាពក្នុងប្រទេស
- (គ) សេវាកម្មត្រួតពិនិត្យ និងអង្កេតការនេសាទ
- (ឃ) សេវាកម្មអន្តោប្រវេសន៍។
- (២) **មិនរាប់បញ្ចូល** (ក) សន្តិសុខសង្គមមិនមែនជាកាតព្វកិច្ច (មើល ៦៥៣០)
- (ខ) ការផ្តល់សេវាកម្មលើសុខមាលភាព (មើល ៨៨១០) និងការងារសង្គម (ដោយពុំផ្តល់កន្លែងស្នាក់នៅ) (មើល ៨៨៩០)។

ជំពូក ៣ ៖ ការអប់រំ

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	១
ក្រុម	៥
ថ្នាក់	៨
ថ្នាក់រង	១៦

ជំពូកនេះរាប់បញ្ចូលនូវការអប់រំនៅគ្រប់កម្រិត ឬសម្រាប់វិជ្ជាជីវៈណាមួយ ដែលមានដូចជា ការអាន ការសរសេរ ការស្តាប់ ការមើល តាមរយៈវិទ្យុ និងទូរទស្សន៍ ឬមធ្យោបាយណាក៏ដោយ។ វារួមមានការអប់រំផ្តល់ដោយគ្រឹះស្ថានខុសៗគ្នានៅក្នុងប្រព័ន្ធអប់រំរាល់ថ្ងៃ សម្រាប់កម្រិតផ្សេងៗគ្នា ក៏ដូចជាសម្រាប់ការអប់រំមនុស្សពេញវ័យ វគ្គអក្ខរកម្ម។ល។ បន្ថែមពីលើនេះទៀត ក៏មានសាលាយោធា និងបណ្ឌិតសភា សាលារបស់ពន្ធនាគារ។ល។ តាមកម្រិតនីមួយៗផងដែរ។ ជំពូកនេះរាប់បញ្ចូលទាំងការអប់រំសាធារណៈ និងទាំងឯកជន។ សម្រាប់កម្រិតនីមួយៗរបស់ការអប់រំថ្នាក់ដំបូង ថ្នាក់បង្រៀនក៏មានការអប់រំពិសេសសម្រាប់សិស្សពិការរាងកាយ ឬផ្លូវចិត្តផងដែរ។ ការបែងចែកប្រភេទរបស់ជំពូកនេះធ្វើឡើងដោយផ្អែកទៅលើកម្រិតនៃការអប់រំ ដូចដែលបានចែងនៅក្នុង ចំណាត់ថ្នាក់ស្តង់ដារអប់រំអន្តរជាតិ ឆ្នាំ ១៩៩៧។ សកម្មភាពរបស់គ្រឹះស្ថានអប់រំចាត់ក្នុង ចំណាត់ថ្នាក់ស្តង់ដារអប់រំអន្តរជាតិ កម្រិត ០ និងកម្រិត ១ ត្រូវបានចាត់ក្នុងក្រុម ៨៥១ គ្រឹះស្ថានក្នុង ចំណាត់ថ្នាក់ស្តង់ដារអប់រំអន្តរជាតិ កម្រិត ២ និង ៣ ចាត់ក្នុងក្រុម ៨៥២ ចំណែកគ្រឹះស្ថានក្នុង ចំណាត់ថ្នាក់ស្តង់ដារអប់រំអន្តរជាតិ កម្រិត ៤ ៥ និង ៦ ក្នុងក្រុម ៨៥៣។

ជំពូកនេះក៏រាប់បញ្ចូលនូវការបង្ហាត់បង្រៀនទាក់ទងនឹងកីឡា និងសកម្មភាពសម្រាកកំសាន្ត ដូចជាល្បែងសាងសង់ស្ពានឬផ្ទះ ឬកីឡាវាយកូនហ្គោល និងសកម្មភាពគាំទ្រការអប់រំនានា។

ផ្នែក ៨៥ ៖ ការអប់រំ

ផ្នែកនេះរាប់បញ្ចូលមត្តេយ្យសិក្សានិងបឋមសិក្សា, មធ្យមសិក្សា, ឧត្តមសិក្សា, ការអប់រំផ្សេងទៀត, និងសេវាគាំទ្រការអប់រំដទៃទៀត។

ក្រុម ៨៥១ ៖ មត្តេយ្យសិក្សានិងបឋមសិក្សា

ក្រុមនេះរាប់បញ្ចូលនូវការផ្តល់ការបណ្តុះបណ្តាលដល់កុមារ ដើម្បីឲ្យស្តារនឹងបរិស្ថានសាលា និងការបង្ហាត់បង្រៀនដល់សិស្សចេះមូលដ្ឋាននៃការអាន សរសេរ ស្តាប់ និងនព្វន្តរួមទាំងការយល់ដឹងជាបឋមលើមុខវិជ្ជាដទៃទៀត ដូចជា ប្រវត្តិវិទ្យា ភូមិវិទ្យា វិទ្យាសាស្ត្រធម្មជាតិ វិទ្យាសាស្ត្រសង្គម សិល្បៈ និងតន្ត្រី។ ការអប់រំបែបនេះជាទូទៅត្រូវបានផ្តល់ឲ្យកុមារ ក៏ប៉ុន្តែថ្នាក់អក្ខរកម្ម (ទោះបីជានៅក្នុង ឬនៅក្រៅប្រព័ន្ធអប់រំក៏ដោយ) ដែលមានមាតិកាស្រដៀងនឹងកម្មវិធីនៅបឋមសិក្សាដែរ តែសម្រាប់អ្នកដែលត្រូវបានចាត់ទុកថាមានវ័យចំណាស់ពេកសម្រាប់ថ្នាក់បឋម ក៏ត្រូវបានបញ្ចូលក្នុងក្រុមនេះដែរ។ វាក៏រាប់បញ្ចូលផងដែរនូវការផ្តល់កម្មវិធីសិក្សាកម្រិតស្រដៀងគ្នា ទៅដល់កុមារដែលត្រូវការការអប់រំពិសេស។ ការអប់រំអាចកើតមានឡើងនៅក្នុងថ្នាក់រៀន ឬតាមរយៈវិទ្យុ ទូរទស្សន៍ អ៊ិនធឺណែត ទំនាក់ទំនងទៅមក ឬនៅផ្ទះ។

ក្រុម ៨៥២ ៖ មធ្យមសិក្សា

ក្រុមនេះរាប់បញ្ចូលការផ្តល់ការអប់រំមធ្យមសិក្សាទូទៅ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតមធ្យមសិក្សា។

ក្រុម ៨៥៣ ៖ ឧត្តមសិក្សា

ក្រុមនេះរាប់បញ្ចូលការផ្តល់ការអប់រំកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្រិតឧត្តមសិក្សា រួមទាំងការប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ក្រោយឧត្តមសិក្សា។ លក្ខខណ្ឌក្នុងការចូលរៀនគឺត្រូវមានយ៉ាងហោចណាស់សញ្ញាបត្រមធ្យមសិក្សា ឬកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈដែលប្រហាក់ប្រហែលគ្នា។ ការអប់រំអាចកើតមានឡើងនៅក្នុងថ្នាក់រៀន ឬតាមរយៈវិទ្យុ ទូរទស្សន៍ អ៊ិនធឺណែត ឬទំនាក់ទំនងទៅមក។

ក្រុម ៨៥៤ ៖ ការអប់រំផ្សេងទៀត

ក្រុមនេះរាប់បញ្ចូលនូវការអប់រំបន្ត និងវគ្គអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត សម្រាប់ជំនាញណាមួយ។ ការបង្ហាត់បង្ហាញអាចធ្វើឡើងដោយផ្ទាល់មាត់ ឬតាមរយៈការសរសេរ ហើយអាចធ្វើឡើងនៅក្នុងថ្នាក់រៀន ឬតាមរយៈវិទ្យុ ទូរទស្សន៍ អ៊ិនធឺណែត ទំនាក់ទំនងទៅវិញទៅមក ឬមធ្យោបាយផ្សេងៗ។ ក្រុមនេះក៏រាប់បញ្ចូលការផ្តល់ការបង្ហាត់បង្ហាញសម្រាប់

សកម្មភាពអត្តពលកម្មទៅដល់បុគ្គលឬដល់ក្រុម, ការបង្ហាត់បង្ហាញជាភាសាបរទេស, ការបង្ហាត់បង្រៀនសិល្បៈ រឿងល្ខោន ឬតន្ត្រី, ឬវគ្គបណ្តុះបណ្តាលតាមឯកទេសផ្សេងទៀត (មិនអាចប្រៀបធៀបបាននឹងការអប់រំក្នុងក្រុម ៨៥១ ដល់ ៨៥៣ ទេ)។

ក្រុម ៨៥៥ ៖ សេវាគាំទ្រការអប់រំ

ក្រុមនេះរាប់បញ្ចូលនូវការផ្តល់សេវាអប់រំដោយមិនមានការបង្ហាត់បង្រៀន ដែលអាចគាំទ្រដំណើរការអប់រំ ឬប្រព័ន្ធអប់រំបាន ដូចជា ការប្រឹក្សាផ្នែកអប់រំ សេវាណែនាំផ្នែកអប់រំ សេវាកម្មវាយតម្លៃកម្រិតអប់រំ សេវារៀបចំការប្រឡង និងការរៀបចំកម្មវិធីផ្លាស់ប្តូរសិស្ស។

ជំពូក ត ៖ ការអប់រំ

ផ្នែក ៨៥ ៖ ការអប់រំ

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
៨៥១	៨៥១០ ^(១)		មគ្គុយ្យសិក្សានិងបឋមសិក្សា
			មគ្គុយ្យសិក្សានិងបឋមសិក្សា
		៨៥១០១	មគ្គុយ្យសិក្សា ^(២)
		៨៥១០២	បឋមសិក្សា
៨៥២	៨៥២១ ^(៣)		មធ្យមសិក្សា
			មធ្យមសិក្សាចំណេះទូទៅ
		៨៥២១១	មធ្យមសិក្សាបឋមភូមិ
		៨៥២១២	មធ្យមសិក្សាទុតិយភូមិ
		៨៥២២ ^(៤)	ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតមធ្យមសិក្សា
	៨៥២២០	ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតក្រោមឧត្តមសិក្សា ^(៥)	
៨៥៣	៨៥៣០ ^(៦)		ឧត្តមសិក្សា
			ឧត្តមសិក្សា
		៨៥៣០១	វិទ្យាស្ថាន និងសាកលវិទ្យាល័យ (វដ្ត)
		៨៥៣០២	វិទ្យាស្ថាន និងសាកលវិទ្យាល័យ (ឯកជន) ^(៧)

- (១) **រាប់បញ្ចូល**
 - (ក) ការអប់រំពិសេសសម្រាប់សិស្សពិការក្នុងកម្រិតនេះ
 - (ខ) កម្មវិធីអក្ខរកម្មសម្រាប់មនុស្សពេញវ័យ (ទោះបីជានៅក្នុង ឬនៅក្រៅប្រព័ន្ធអប់រំក៏ដោយ) ដែលមានមាតិកាស្រដៀងនឹងកម្មវិធីនៅបឋមសិក្សាដែរ តែសម្រាប់អ្នកដែលត្រូវបានចាត់ទុកថាមានវ័យចំណាស់ពេកសម្រាប់ថ្នាក់បឋម
- មិនរាប់បញ្ចូល** សកម្មភាពថែទាំក្មេងពេលថ្ងៃ (មើល ៨៨៩០២)។
- (២) **រាប់បញ្ចូល** កន្លែងមើលកុមារ ធ្លាសម្រាប់ក្មេងលេង និងមគ្គុយ្យសាលា។
- (៣) **រាប់បញ្ចូល** សាលាបង្ហាត់កីឡា និងសាលាសិល្បៈ។
- (៤) **មិនរាប់បញ្ចូល**
 - (ក) ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតក្រោយមធ្យមសិក្សា និងសាកលវិទ្យាល័យ (មើល ៨៥៣០)
 - (គ) សាលាបង្រៀនបើកបរ តែមិនសម្រាប់អ្នកបើកបរអាជីព (មើល ៨៥៤៩២)
 - (ឃ) វគ្គអប់រំបណ្តុះបណ្តាលការងារ ដែលជាផ្នែកមួយរបស់សកម្មភាពកិច្ចការសង្គមកិច្ច ដោយមិនមានផ្តល់ជូនការស្នាក់នៅ (មើល ៨៨១០ និង៨៨៩០)។
- (៥) **រាប់បញ្ចូល**
 - (ក) ការបង្ហាត់បង្រៀនដល់មគ្គុទ្ទេសក៍ទេសចរ មេចុងភៅ ម្ចាស់ និង/ឬអ្នកគ្រប់គ្រងសណ្ឋាគារនិងភោជនីយដ្ឋាន
 - (ខ) ការអប់រំពិសេសដល់សិស្សពិការក្នុងកម្រិតនេះ
 - (គ) វគ្គបង្រៀនជួសជុលកុំព្យូទ័រ
 - (ឃ) សាលាបង្រៀនសម្លាង និងកាត់សក់។
- (៦) **រាប់បញ្ចូល**
 - (ក) ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតក្រោយមធ្យមសិក្សា និងសាកលវិទ្យាល័យ
 - (ខ) សកម្មភាពអប់រំសម្រាប់សាលាយោធា វិទ្យាស្ថាន និងបណ្ឌិតសភា។
- (៧) **រាប់បញ្ចូល** វិទ្យាស្ថានពាណិជ្ជកម្ម និងវិទ្យាស្ថានបច្ចេកទេសដទៃទៀត សាលាពេទ្យ។

ជំពូក ត ៖ ការអប់រំ
ផ្នែក ៨៥ ៖ ការអប់រំ

ក្រុម	ថ្នាក់	ថ្នាក់រង	ការអធិប្បាយ
៨៥៤			ការអប់រំផ្សេងទៀត
	៨៥៤១ ^(១)		ការអប់រំកីឡា និងការកំសាន្ត
		៨៥៤១០	ការអប់រំកីឡា និងការកំសាន្ត ^(២)
	៨៥៤២		ការអប់រំវប្បធម៌
		៨៥៤២០	សាលាតន្ត្រី និងរបាំ និងការអប់រំវប្បធម៌ផ្សេងទៀត ^(៣)
	៨៥៤៩ ^(៤)		ការអប់រំផ្សេងទៀតដែលមិនបានរាប់បញ្ចូល
		៨៥៤៩១	មជ្ឈមណ្ឌលសិក្សាឯកជនក្រៅម៉ោង
		៨៥៤៩២	សាលាបង្រៀនបើកបរ
		៨៥៤៩៣	ការអប់រំសាសនា
		៨៥៤៩៤	ការបណ្តុះបណ្តាលកុំព្យូទ័រ
		៨៥៤៩៥	ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មិនមានកម្រិត ^(៥)
		៨៥៤៩៦	ការអប់រំផ្សេងទៀតដែលមិនបានរាប់បញ្ចូល ^(៦)
៨៥៥			សេវាគាំទ្រការអប់រំ
	៨៥៥០ ^(៧)		សេវាគាំទ្រការអប់រំ
		៨៥៥០០	សេវាគាំទ្រការអប់រំ

- (១) **រាប់បញ្ចូល** ជំរំនិងសាលា ដែលបង្ហាត់អត្តពលកម្ម និងជុំវិញបង្ហាត់កីឡាពេលយប់និងពេលថ្ងៃ
- មិនរាប់បញ្ចូល** ការអប់រំផ្នែកវប្បធម៌ (មើល ៨៥៤២)។
- (២) **រាប់បញ្ចូល** ការបង្ហាត់ក្បាច់គុន និងយោហ្គា។
- (៣) **រាប់បញ្ចូល** ការបង្ហាត់សិល្បៈ និងសាលាបង្រៀនថតរូប (លើកលែងយកជាអាជីវកម្ម)។
- (៤) **មិនរាប់បញ្ចូល** កម្មវិធីអក្ខរកម្មសម្រាប់មនុស្សពេញវ័យ (មើល ៨៥១០)។
- (៥) **មិនរាប់បញ្ចូល** ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតមធ្យមសិក្សា (មើល ៨៥២២០) ឬកម្រិតឧត្តមសិក្សា (មើល ៨៥៣០)។
- (៦) **រាប់បញ្ចូល** (ក) ការបង្រៀនភាសា និងជំនាញសន្ទនា ការបង្រៀនអានល្បឿនលឿន វគ្គបណ្តុះបណ្តាលការនិយាយជាសាធារណៈ សាលាបង្រៀនបើកយន្តហោះ
(ខ) ការបង្រៀនកាត់ខោអាវ និងដេរប៉ាក់។
- (៧) **រាប់បញ្ចូល** សកម្មភាពប្រឹក្សាផ្នែកអប់រំ
- មិនរាប់បញ្ចូល** ការស្រាវជ្រាវ និងពិសោធន៍លើវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ (មើល ៧២២០០)។

ជំពូក ៦ ៖ សកម្មភាពទាក់ទងសុខភាព និងការងារសង្គមកិច្ច

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៣
ក្រុម	៩
ថ្នាក់	៩
ថ្នាក់រង	២១

ជំពូកនេះរាប់បញ្ចូលនូវការផ្តល់សកម្មភាពទាក់ទងសុខភាព និងការងារសង្គមកិច្ច។ សកម្មភាពទាំងនោះរួមមានសកម្មភាពជាច្រើនប្រភេទផ្សេងៗគ្នា មានដូចជាការថែទាំសុខភាពដែលផ្តល់ដោយអ្នកមានវិជ្ជាជីវៈផ្នែកសុខភាពក្នុងមន្ទីរពេទ្យ និងគ្រឹះស្ថានសុខភាពដទៃទៀត រហូតដល់សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានឯកជន ដែលនៅតែពាក់ព័ន្ធនឹងសកម្មភាពថែទាំសុខភាព និងការងារសង្គមកិច្ចកម្រិតណាមួយ ដោយមិនពាក់ព័ន្ធនឹងអ្នកមានវិជ្ជាជីវៈថែទាំសុខភាព។

ផ្នែក ៨៦ ៖ សកម្មភាពថែទាំសុខភាព

ផ្នែកនេះរាប់បញ្ចូលនូវសកម្មភាពព្យាបាលនៅមន្ទីរពេទ្យរយៈពេលខ្លី ឬវែង, ការព្យាបាលទូទៅ ឬព្យាបាលតាមជំនាញ, ការវះកាត់, មន្ទីរពេទ្យព្យាបាលជំងឺរីកលចរិតនិងជំងឺដោយសារការរំលោភបំពាន, ជំងឺរ៉ាំរ៉ៃ, ជំងឺដែលអាចបង្ការបាន, មន្ទីរថែរក្សាមនុស្សចាស់, ទីជ្រកកោន, មន្ទីរព្យាបាលអ្នកជំងឺផ្លូវចិត្ត, មជ្ឈមណ្ឌលនីតិសម្បទា, មន្ទីរពេទ្យយួង, និងគ្រឹះស្ថានថែទាំសុខភាពដទៃទៀត ដែលមានកន្លែងស្នាក់នៅ និងដែលផ្តល់ការវិនិច្ឆ័យពេគ និងការព្យាបាលដល់អ្នកជំងឺគេងពេទ្យ ទៅតាមលក្ខណៈផ្សេងៗនៃជំងឺ។ ផ្នែកនេះក៏រាប់បញ្ចូលការផ្តល់ការពិគ្រោះ និងការព្យាបាលជំងឺទូទៅ ក៏ដូចជាតាមឯកទេស ដោយគ្រូពេទ្យជំនាញទូទៅ គ្រូពេទ្យឯកទេស និងគ្រូពេទ្យវះកាត់។ វាក៏មានទាំងការព្យាបាលមាត់ធ្មេញរបស់ទន្តពេទ្យជំនាញទូទៅ ឬទន្តពេទ្យឯកទេស និងសកម្មភាពកែតម្រូវធ្មេញ។ បន្ថែមពីលើនេះទៀត ផ្នែកនេះរាប់បញ្ចូលសកម្មភាពថែទាំសុខភាពមនុស្ស ដែលមិនបានអនុវត្តដោយមន្ទីរ

ពេទ្យ ឬវេជ្ជបណ្ឌិត តែដោយបុគ្គលិកសង្គ្រោះបន្ទាន់ ដែលបានទទួលស្គាល់តាមផ្លូវច្បាប់ឲ្យ ព្យាបាលជំងឺ។

ក្រុម ៨៦១ ៖ សកម្មភាពនៅមន្ទីរពេទ្យ

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពព្យាបាលនៅមន្ទីរពេទ្យរយៈពេលខ្លី ឬវែង ដូចជា សកម្មភាពពិនិត្យ វិនិច្ឆ័យរោគ និងព្យាបាល របស់មន្ទីរពេទ្យទូទៅ (ឧ. មន្ទីរពេទ្យសហគមន៍ និងតំបន់ មន្ទីរពេទ្យនៃស្ថាប័នមិនរកប្រាក់ចំណេញ មន្ទីរពេទ្យសកលវិទ្យាល័យ មន្ទីរពេទ្យ យោធា និងមន្ទីរពេទ្យក្នុងពន្ធនាគារ) និងរបស់មន្ទីរពេទ្យឯកទេស (ឧ. មន្ទីរពេទ្យព្យាបាលជំងឺ ផ្លូវចិត្តនិងជំងឺដោយសារការរំលោភបំពាន មន្ទីរពេទ្យសម្រាប់ជំងឺឆ្លង សម្ព័ន្ធ មន្ទីរពេទ្យឯក ទេសព្យាបាលជំងឺរ៉ាំរ៉ៃ)។

សកម្មភាពទាំងនេះមានទិសដៅជាចម្បងព្យាបាលអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យដែល ត្រូវបានព្យាបាលក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់វេជ្ជបណ្ឌិត។ សកម្មភាពនេះក៏រាប់ បញ្ចូលនូវសេវាកម្មរបស់វេជ្ជបណ្ឌិត និងបុគ្គលិកសង្គ្រោះបន្ទាន់, សេវាកម្មមន្ទីរពិសោធន៍និង ឧបករណ៍បច្ចេកទេសផ្សេងៗ រួមទាំងសេវាកម្មព្យាបាលដោយវិទ្យុសកម្មនិងថ្នាំស្លឹកនិងសន្តិ សេវាកម្មបន្ទប់សង្គ្រោះបន្ទាន់ សេវាកម្មផ្តល់បន្ទប់វះកាត់ សេវាឱសថ សេវាកម្មម្ហូបអាហារ និង សេវាកម្មសុខភាពដទៃ, សេវាកម្មមជ្ឈមណ្ឌលរៀបចំផែនការគ្រួសារ ដែលផ្តល់ការព្យាបាល (ជាមួយនិងកន្លែងស្នាក់នៅ) ដូចជា ការគ្រៀម និងការពន្លតកូន។

ក្រុម ៨៦២ ៖ សកម្មភាពព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ

ក្រុមនេះរាប់បញ្ចូលនូវការពិគ្រោះ និងព្យាបាលជំងឺទូទៅ និងតាមឯកទេស ដោយគ្រូ ពេទ្យជំនាញទូទៅ គ្រូពេទ្យឯកទេស និងគ្រូពេទ្យវះកាត់, សកម្មភាពព្យាបាលមាត់ធ្មេញទូទៅ ឬតាមឯកទេស (ឧ. ទន្តសាស្ត្រ ទន្តសាស្ត្រផ្នែកបណ្ណាល្ញេញ និងធ្មេញកុមារ), ការព្យាបាល មាត់, ការតម្រង់ធ្មេញ, និងមជ្ឈមណ្ឌលរៀបចំផែនការគ្រួសារ ដែលផ្តល់ការព្យាបាល (ជាមួយ និងកន្លែងស្នាក់នៅ) ដូចជាការគ្រៀម និងការពន្លតកូន។

សកម្មភាពទាំងនេះអាចត្រូវបានអនុវត្តនៅតាមផ្នែកឯកជន តាមក្រុមការងារ, តាមមន្ទីរ ពេទ្យសម្រាប់អ្នកជំងឺមិនត្រូវការសម្រាកពេទ្យ, និងតាមវេជ្ជគ្រឹះ ដែលមាននៅតាមរោងចក្រ សាលារៀន ផ្ទះមនុស្សចាស់ អង្គការទាក់ទងពលកម្ម និងសមាគម ក៏ដូចជានៅតាមគេហដ្ឋាន អ្នកជំងឺ។

ក្រុមនេះក៏រាប់បញ្ចូលនូវការព្យាបាលមាត់ធ្មេញនៅបន្ទប់វះកាត់ និងសេវាកម្មប្រឹក្សា យោបល់ឯកជនដល់អ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យ។

ក្រុម ៨៦៩ ៖ សកម្មភាពថែទាំសុខភាពផ្សេងទៀត

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពថែទាំសុខភាពរបស់មនុស្សដែលមិនត្រូវបានអនុវត្ត ដោយមន្ទីរពេទ្យ ឬដោយវេជ្ជបណ្ឌិត ឬទន្តបណ្ឌិត ដូចជាសកម្មភាពរបស់គិលានុបដ្ឋាយិកា, ឆ្មប, អ្នកព្យាបាលជំងឺដោយការធ្វើសរសៃឬហាត់ប្រាណ(ជាជាងដោយការប្រើឱសថ), ឬ បុគ្គលិកសង្គ្រោះបន្ទាន់ដទៃទៀត ក្នុងផ្នែកចក្ខុវិទ្យា ផ្នែកការព្យាបាលដោយការហាត់ប្រាណ ក្នុងទឹក ផ្នែកការព្យាបាលដោយការធ្វើសរសៃ ផ្នែកការព្យាបាលដោយប្រើវិធីដាក់លាក់ណា មួយដើម្បីសម្រួលរាងកាយនិងផ្លូវចិត្ត ផ្នែកការព្យាបាលដោយប្រើវិធីសាស្ត្រសន្ទនា ផ្នែកការ ព្យាបាលជើង ផ្នែកការព្យាបាលដោយប្រើថ្នាំប្រភេទខ្សោយ ផ្នែកការព្យាបាលដោយចាប់ សរសៃនិងសន្លាក់ ផ្នែកការព្យាបាលដោយមូលវិជ្ជាសាស្ត្រ។ល។

សកម្មភាពទាំងនេះអាចត្រូវបានអនុវត្តនៅតាមវេជ្ជគ្រឹះ ដែលមាននៅតាមរោងចក្រ សាលា រៀន ផ្ទះសម្រាប់មនុស្សចាស់ អង្គការទាក់ទងពលកម្ម និងសមាគម និងនៅតាមលំនៅដ្ឋាន របស់អ្នកជំងឺក្រៅពីមន្ទីរពេទ្យ ក៏ដូចជានៅបន្ទប់ពិគ្រោះជំងឺផ្ទាល់ខ្លួន ផ្ទះអ្នកជំងឺ ឬកន្លែងផ្សេង ទៀត។ សកម្មភាពនេះមិនពាក់ព័ន្ធនឹងការព្យាបាលទេ។

ក្រុមនេះក៏រាប់បញ្ចូលនូវសកម្មភាពនៃការព្យាបាលដោយជំនួយការទន្តបណ្ឌិត ដូចជា អ្នកព្យាបាលផ្នែកទន្តសាស្ត្រតាមឯកទេស, គិលានុបដ្ឋាយិកាផ្នែកទន្តសាស្ត្រ, និងអ្នកសម្អាត អនាម័យមាត់ធ្មេញ, ដែលធ្វើការដោយឯករាជ្យ តែត្រូវបានពិនិត្យតាមដានជាប្រចាំដោយទន្ត បណ្ឌិត។ បន្ថែមពីលើនេះ ក៏រាប់បញ្ចូលសកម្មភាពរបស់មន្ទីរពិសោធន៍ ដូចជា មន្ទីរពិសោធន៍ ការស្នើអ៊ុក្ស មន្ទីរប្រមូលផ្តុំរូបហ្វីលថតសម្រាប់វិនិច្ឆ័យរោគផ្សេងៗ និងមន្ទីរវិភាគឈាម, សកម្មភាពកន្លែងផ្ទុកឈាម កន្លែងផ្ទុកទឹកមេជីវិតមនុស្សប្រុស កន្លែងផ្ទុកសរីរាង្គមនុស្ស។ល។ , និងការដឹកជញ្ជូនអ្នកជំងឺ តាមមធ្យោបាយនានា រួមទាំងតាមយន្តហោះផងដែរ។ សេវាកម្ម នេះជាទូទៅតែងតែផ្តល់ជូនសម្រាប់ការសង្គ្រោះបន្ទាន់។

ជំពូក ថ ៖ សកម្មភាពថែទាំសុខភាព និងការងារសង្គមកិច្ច

ផ្នែក ៨៦ ៖ សកម្មភាពថែទាំសុខភាព

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៨៦១	៨៦១០ ^(១)		សកម្មភាពនៅមន្ទីរពេទ្យ
			សកម្មភាពនៅមន្ទីរពេទ្យ និងលំហែមាតុភាពនៅផ្ទះ
		៨៦១០១	សកម្មភាពមន្ទីរពេទ្យ
		៨៦១០២	សេវាកម្មមាតុភាពនៅផ្ទះ (នៅក្នុង ឬនៅក្រៅមន្ទីរពេទ្យ)
៨៦២	៨៦២០ ^(២)		សកម្មភាពពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រ និងទន្តសាស្ត្រ
			សកម្មភាពពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រ និងទន្តសាស្ត្រ
		៨៦២០១	វេជ្ជគ្រឹះ និងសេវាកម្មព្យាបាលជំងឺទូទៅ
		៨៦២០២	សេវាកម្មព្យាបាលជំងឺដោយឯកទេស
		៨៦២០៣	សេវាកម្មផ្នែកទន្តសាស្ត្រ ^(៣)

- (១) **រាប់បញ្ចូល** សកម្មភាពនៅមន្ទីរពេទ្យក្នុងពន្ធនាគារ
- មិនរាប់បញ្ចូល** (ក) ការពិសោធន៍ និងត្រួតពិនិត្យគ្រប់សម្ភារៈនិងផលិតផលទាំងអស់ លើកលែងទាក់ទងនឹងការព្យាបាល (មើល ៧១២០០)
- (ខ) សកម្មភាពបសុពេទ្យ (មើល ៧៥០០០)
- (គ) សកម្មភាពថែទាំសុខភាពដល់យោធាដែលកំពុងប្រតិបត្តិការ (មើល ៨៤២២)
- (ឃ) សកម្មភាពព្យាបាលមាត់ធ្មេញទូទៅ ឬតាមឯកទេស ឧ. ទន្តសាស្ត្រ ទន្តសាស្ត្រផ្នែកបណ្តុលធ្មេញនិងធ្មេញកុមារ, ការព្យាបាលមាត់ ការតម្រង់ធ្មេញ (មើល ៨៦២០៣)
- (ង) សេវាកម្មឯកជនសម្រាប់ការពិគ្រោះយោបល់ជំងឺដល់អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ (មើល ៨៦២០)
- (ច) មន្ទីរពិសោធន៍វេជ្ជសាស្ត្រ (មើល ៨៦៩០១) និងសកម្មភាពដឹកជញ្ជូនអ្នកជំងឺ (មើល ៨៦៩០៩)។
- (២) **រាប់បញ្ចូល** ការពិគ្រោះ និងព្យាបាលជំងឺទូទៅ និងឯកទេស ដោយគ្រូពេទ្យជំនាញទូទៅ និងគ្រូពេទ្យឯកទេស និងគ្រូពេទ្យរក្សាភ័ក្ត្រ
- មិនរាប់បញ្ចូល** (ក) ការផលិតធ្មេញសិប្បនិម្មិត ក្រាសធ្មេញពាក់សម្រាប់ជំនួសធ្មេញធម្មជាតិ និងអវយវៈសិប្បនិម្មិត ដោយមន្ទីរពិសោធន៍ទន្តសាស្ត្រ (មើល ៣២៥០)
- (ខ) សកម្មភាពរបស់មន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកនៅពេទ្យ (មើល ៨៦១០)
- (គ) សកម្មភាពជំនួយការពេទ្យ ដូចជាសកម្មភាពរបស់គិលានុប្បដ្ឋាយិកា និងអ្នកព្យាបាលជំងឺដោយការធ្វើសរសៃឬហាត់ប្រាណ(ជាជាងដោយការប្រើឱសថ) (មើល ៨៦៩០)។
- (៣) **រាប់បញ្ចូល** សកម្មភាពព្យាបាលមាត់ធ្មេញទូទៅ ឬតាមឯកទេស ឧ. ទន្តសាស្ត្រ ទន្តសាស្ត្រផ្នែកបណ្តុលធ្មេញ។

ជំពូក ថ ៖ សកម្មភាពថែទាំសុខភាព និងការងារសង្គមកិច្ច

ផ្នែក ៨៦ ៖ សកម្មភាពថែទាំសុខភាព

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៨៦៩			សកម្មភាពថែទាំសុខភាពផ្សេងទៀត
	៨៦៩០ ^(១)		សកម្មភាពថែទាំសុខភាពផ្សេងទៀត
		៨៦៩០១	មន្ទីរពិសោធន៍ ^(២)
		៨៦៩០២	ការព្យាបាលនិងថែទាំសុខភាពក្នុងពេលសម្រាលកូន
		៨៦៩០៣	សេវាកម្មព្យាបាលជំងឺដោយការធ្វើសរសៃឬហាត់ប្រាណ(ជាជាងដោយការប្រើឱសថ) និងព្យាបាលដោយប្រើវិធីដាក់លាក់ណាមួយដើម្បីសម្រួលរាងកាយនិងផ្លូវចិត្ត
		៨៦៩០៤	សេវាកម្មព្យាបាលដោយមូលវិជ្ជាសាស្ត្រ
		៨៦៩០៥	សេវាកម្មព្យាបាលដោយអ្នកតិណទេស
		៨៦៩០៩	សេវាកម្មព្យាបាលជំងឺផ្សេងទៀត ដែលមិនបានរាប់បញ្ចូល ^(៣)
(១)	មិនរាប់បញ្ចូល	(ក)	ការផលិតធូញសិប្បនិម្មិត ក្រាសធូញពាក់សម្រាប់ជំនួសធូញធម្មជាតិ និងអវយវៈសិប្បនិម្មិត ដោយមន្ទីរពិសោធន៍ផ្នែកទន្តសាស្ត្រ (មើល ៣២៥០)
		(ខ)	ការប្តូរទីតាំងអ្នកជំងឺ ដោយគ្មានឧបករណ៍សង្គ្រោះជីវិត ឬបុគ្គលិកពេទ្យនៅជាមួយ (មើលផ្នែក ៤៩, ៥០ និង៥១)
		(គ)	ការពិសោធមិនទាក់ទងនឹងវេជ្ជសាស្ត្រ (មើល ៧១២០០)
		(ឃ)	សកម្មភាពពិសោធន៍ទាក់ទងនឹងអនាម័យចំណីអាហារ (មើល ៧១២០០)
		(ង)	សកម្មភាពនៅមន្ទីរពេទ្យ (មើល ៨៦១០១)
		(ច)	សកម្មភាពព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ
		(ឆ)	ការថែទាំសុខភាពដោយគិលានុប្បដ្ឋាយិកា (មើល ៨៧១០)
		(ជ)	ការធ្វើសរសៃជើង ឬផ្សេងពីនេះ (មើល ៩៦០៩១)។
(២)	រាប់បញ្ចូល		មន្ទីរពិសោធន៍កាំរស្មីអ៊ិក្ស និងមន្ទីរប្រមូលផ្តុំរូបហ្វីលថតសម្រាប់វិនិច្ឆ័យរោគផ្សេងៗ, មន្ទីរវិភាគឈាម។
(៣)	រាប់បញ្ចូល		សកម្មភាពថែទាំសុខភាព ផ្តល់ដោយគិលានុប្បដ្ឋាយិកា ដោយអ្នកព្យាបាលជំងឺដោយការធ្វើសរសៃឬហាត់ប្រាណ(ជាជាងដោយការប្រើឱសថ) ឬដោយជំនួយការពេទ្យដទៃទៀត។

ផ្នែក ៨៧ ៖ សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋាន

ផ្នែកនេះរាប់បញ្ចូលនូវការថែទាំសុខភាពតាមលំនៅដ្ឋាន រួមទាំងការថែទាំអ្នកជំងឺ ដោយគិលានុបដ្ឋាយិកា ការត្រួតពិនិត្យ ឬការថែទាំផ្សេងទៀត តាមតម្រូវការរបស់អ្នកតាំងទីលំនៅ។ ទឹកនៃឯកតាមផ្ទះសំខាន់មួយនៃការថែទាំនេះ ហើយវាមានលក្ខណៈលាយគ្នារវាងសេវាកម្មសុខភាព និងសេវាកម្មសង្គម ដែលសេវាកម្មសុខភាពភាគច្រើនសំដៅលើសេវាកម្មថែទាំដោយគិលានុបដ្ឋាយិកា។

ក្រុម ៨៧១ ៖ សកម្មភាព ឬសម្ភារៈថែទាំសុខភាពតាមលំនៅដ្ឋាន

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពថែទាំមនុស្សចាស់នៅតាមផ្ទះ ថែទាំអ្នកទើបងើបពីឈឺនៅតាមផ្ទះ សំរាកកាយនៅតាមផ្ទះដើម្បីថែទាំសុខភាព សម្ភារៈថែទាំសុខភាព និងព្យាបាលនៅផ្ទះ។

ក្រុម ៨៧២ ៖ សកម្មភាពថែទាំអ្នកមានប្រាជ្ញាអន់ មានរោគផ្លូវចិត្ត និងការប៉ះពាល់ផ្លូវចិត្ត ដោយសារអំពើហិង្សា នៅតាមលំនៅដ្ឋាន

ក្រុមនេះរាប់បញ្ចូលនូវការផ្តល់ការថែទាំសុខភាពតាមផ្ទះ (ប៉ុន្តែមិនមានអាជ្ញាប័ណ្ណពីមណ្ឌលថែទាំសុខភាព) ដល់អ្នកដែលមានប្រាជ្ញាអន់ មានរោគផ្លូវចិត្ត និងមានការប៉ះពាល់សុខភាពផ្លូវចិត្តដោយអំពើហិង្សា។ គ្រឹះស្ថានផ្តល់ជាបន្ទប់ អាហារ ការគ្រប់គ្រងតាមដាននិងការពិគ្រោះជំងឺ និងការថែទាំសុខភាពមួយចំនួនទៀត។ ផ្នែកនេះក៏មានការថែទាំ និងព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺផ្លូវចិត្ត និងអ្នកប៉ះពាល់សុខភាពផ្លូវចិត្តបង្កឡើងដោយអំពើហិង្សា។

ក្រុម ៨៧៣ ៖ សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានសំរាប់មនុស្សចាស់ និងជនពិការ

ក្រុមនេះរាប់បញ្ចូលនូវសេវាកម្មថែទាំសុខភាពតាមផ្ទះ និងលក្ខណៈជាបុគ្គល សម្រាប់មនុស្សចាស់ និងជនពិការ ដែលមិនអាចថែទាំខ្លួនឯងបាន និង/ឬអ្នកដែលមិនចង់រស់នៅតែឯង។ ការថែទាំទាំងនេះរួមមានបន្ទប់ អាហារ ការគ្រប់គ្រងតាមដាន និងជំនួយប្រចាំថ្ងៃ ដូចជាសេវាកម្មមើលថែរក្សាផ្ទះជាដើម។ ក្នុងករណីខ្លះ ក្រុមនេះក៏ផ្តល់នូវសេវាកម្មថែទាំតាមផ្ទះដែលមានជំនាញដោយគិលានុបដ្ឋាយិកា សម្រាប់អ្នករស់នៅតាមគ្រឹះស្ថានដាច់ដោយឡែកពីគ្នាផងដែរ។

ក្រុម ៨៧៤ ៖ សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានផ្សេងទៀត

ក្រុមនេះរាប់បញ្ចូលនូវការផ្តល់សេវាកម្មថែទាំសុខភាពតាមផ្ទះ និងលក្ខណៈជាបុគ្គល សម្រាប់មនុស្សទាំងឡាយ(លើកលែងមនុស្សចាស់ និងជនពិការ) ដែលមិនអាចថែទាំខ្លួនឯង បាន ឬដែលមិនចង់រស់នៅតែឯង។

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពដែលផ្តល់ការថែទាំសុខភាព២៤ម៉ោង ដើម្បីផ្តល់ជា ជំនួយសង្គមដល់កុមារ និងក្រុមមួយចំនួនដែលមានសមត្ថភាពតិចតួចក្នុងការថែទាំខ្លួនឯង បាន ប៉ុន្តែក្នុងខណៈដែលការព្យាបាល ឬការអប់រំមិនមែនជាកត្តាសំខាន់ ដូចជាមជ្ឈមណ្ឌល កុមារកំព្រា, ផ្ទះនិងសណ្ឋាគារជួលសម្រាប់កុមារ, ទីជម្រកសម្រាប់អ្នកគ្មានផ្ទះបណ្តោះអាសន្ន, និងស្ថាប័នដែលថែទាំម្តាយដែលមិនបានរៀបការនិងកូនរបស់ពួកគេ។ សកម្មភាពទាំងនេះ អាចត្រូវបានអនុវត្តដោយស្ថាប័នរដ្ឋ ឬឯកជន។

ក្រុមនេះក៏រាប់បញ្ចូលសកម្មភាពផ្តល់ជាលំនៅដ្ឋានដាច់ដោយឡែកពីគេ សម្រាប់អ្នក ដែលមានបញ្ហាសង្គម ឬបញ្ហាផ្ទាល់ខ្លួន, សម្រាប់អ្នកប្រព្រឹត្តបទល្មើសតូចតាច និងធ្ងន់ធ្ងរ, និង ជាជំរំអប់រំវិន័យ។

ជំពូក ថ ៖ សកម្មភាពថែទាំសុខភាព និងការងារសង្គមកិច្ច

ផ្នែក ៨៧ ៖ សកម្មភាពថែទាំសុខភាពនៅតាមលំនៅដ្ឋាន

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៨៧១	៨៧១០ ^(១)		គ្រឹះស្ថានថែទាំសុខភាពនៅតាមលំនៅដ្ឋាន
		៨៧១០០	គ្រឹះស្ថានថែទាំសុខភាពនៅតាមលំនៅដ្ឋាន
៨៧២	៨៧២០ ^(២)		សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានដល់អ្នកមានប្រាជ្ញាអន់ មានរោគ
			ផ្លូវចិត្ត និងមានការប៉ះពាល់សុខភាពផ្លូវចិត្តដោយអំពើហិង្សា
			សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានដល់អ្នកមានប្រាជ្ញាអន់ មានរោគផ្លូវចិត្ត និងមានការប៉ះពាល់សុខភាពផ្លូវចិត្តដោយអំពើហិង្សា
	៨៧២០១		មជ្ឈមណ្ឌលកែប្រែផ្ទាំញៀន
	៨៧២០៩		សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានផ្សេងទៀតដល់អ្នកមានប្រាជ្ញាអន់ដែលមិនបានរាប់បញ្ចូល

- (១) **មិនរាប់បញ្ចូល**
- (ក) សេវាកម្មថែទាំតាមលំនៅដ្ឋានផ្តល់ដោយអ្នកជំនាញថែទាំសុខភាព (មើលផ្នែក ៨៦)
 - (ខ) ផ្ទះសម្រាប់មនុស្សចាស់ ដោយមិនមាន ឬមានការថែទាំសុខភាពតិចតួចបំផុត (មើល ៨៧៣០)
 - (គ) សកម្មភាពសង្គមកិច្ចរួមជាមួយនិងការផ្តល់កន្លែងស្នាក់នៅ ដូចជា មជ្ឈមណ្ឌលកុមារកំព្រា, ផ្ទះនិងសណ្ឋាគារជួលសម្រាប់កុមារ, ទីជម្រកសម្រាប់អ្នកគ្មានផ្ទះបណ្តោះអាសន្ន (មើល ៨៧៩០)។
- (២) **មិនរាប់បញ្ចូល** សកម្មភាពសង្គមកិច្ចរួមជាមួយនិងការផ្តល់កន្លែងស្នាក់នៅ ដូចជាទីជម្រកសម្រាប់អ្នកគ្មានផ្ទះបណ្តោះអាសន្ន (មើល ៨៧៩០)។

ជំពូក ថ ៖ សកម្មភាពថែទាំសុខភាព និងការងារសង្គមកិច្ច

ផ្នែក ៨៧ ៖ សកម្មភាពថែទាំសុខភាពនៅតាមលំនៅដ្ឋាន

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៨៧៣			សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានសម្រាប់មនុស្សចាស់ និងជនពិការ
	៨៧៣០ ^(៣)		សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានសម្រាប់មនុស្សចាស់ និងជនពិការ
		៨៧៣០០	សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានសម្រាប់មនុស្សចាស់ និងជនពិការ
៨៧៩			សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានផ្សេងទៀត
	៨៧៩០ ^(៤)		សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានផ្សេងទៀត (សកម្មភាពនេះអាចត្រូវបានអនុវត្តដោយស្ថាប័នរដ្ឋ ឬឯកជន)
		៨៧៩០១	ការថែទាំកុមារតាមលំនៅដ្ឋាន (រួមនិងមណ្ឌលកុមារកំព្រាដែរ)
		៨៧៩០២	ការថែទាំសុខភាពតាមលំនៅដ្ឋានសម្រាប់មនុស្សពេញវ័យ ដែលមិនមែនជាមនុស្សចាស់ ឬជនពិការ
(១)	មិនរាប់បញ្ចូល	(ក)	ផ្ទះសម្រាប់មនុស្សចាស់ជាមួយនិងការថែទាំសុខភាពដោយគិលានុបដ្ឋាយិកា (មើល ៨៧១០១)
		(ខ)	សកម្មភាពសង្គមកិច្ចរួមជាមួយនិងការផ្តល់កន្លែងស្នាក់នៅ តែការព្យាបាលជំងឺ ឬការស្នាក់នៅមិនមែនជាកត្តាសំខាន់ (មើល ៨៧៩០)។
(២)	រាប់បញ្ចូល		សកម្មភាពសង្គមកិច្ចរួមជាមួយនិងការផ្តល់កន្លែងស្នាក់នៅ តែការព្យាបាលជំងឺ ឬការស្នាក់នៅមិនមែនជាកត្តាសំខាន់ ៖
		(ក)	ដំណើរការជម្រកភៀសខ្លួនសម្រាប់ស្ត្រី
		(ខ)	សេវាកម្មនៅក្នុងកន្លែងស្នាក់របស់យុវជនដែលប្រព្រឹត្តទោស
		(គ)	ដំណើរការក្នុងកន្លែងស្នាក់នៅរបស់ជនពិការ
	មិនរាប់បញ្ចូល	(ក)	ការផ្តល់មូលនិធិ និងការគ្រប់គ្រងកម្មវិធីសុវត្ថិភាពសង្គម (មើល ៨៤៣០)
		(ខ)	គ្រឹះស្ថានថែទាំសុខភាព (មើល ៨៧១០)
		(គ)	សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានសម្រាប់អ្នកមានប្រាជ្ញាអន់ មានពេកផ្លូវចិត្ត និងមានការប៉ះពាល់សុខភាពផ្លូវចិត្តដោយអំពើហិង្សា (មើល ៨៧២០)
		(ឃ)	សកម្មភាពថែទាំសុខភាពតាមលំនៅដ្ឋានសម្រាប់មនុស្សចាស់ ឬជនពិការ (មើល ៨៧៣០)
		(ង)	សកម្មភាពរកកូនចិញ្ចឹម (មើល ៨៨៩០៩)
		(ច)	សកម្មភាពក្នុងទីជម្រករយៈពេលខ្លីសម្រាប់ជនរងគ្រោះដោយគ្រោះមហន្តរាយ (មើល ៨៨៩០៩)។

ផ្នែក ៨៨ ៖ សកម្មភាពសង្គមកិច្ចដែលមិនផ្តល់កន្លែងស្នាក់នៅ

ផ្នែកនេះរាប់បញ្ចូលនូវការផ្តល់សេវាកម្មជំនួយសង្គមច្រើនប្រភេទដោយផ្ទាល់ទៅដល់អតិថិជន។ សកម្មភាពនៅក្នុងផ្នែកនេះមិនរាប់បញ្ចូលសេវាកម្មផ្តល់កន្លែងស្នាក់នៅទេ លើកលែងតែជាលក្ខណៈបណ្តោះអាសន្ន។

ក្រុម ៨៨១ ៖ សកម្មភាពសង្គមកិច្ចសម្រាប់មនុស្សចាស់ និងជនពិការដោយមិនផ្តល់កន្លែងស្នាក់នៅ

ក្រុមនេះរាប់បញ្ចូលនូវសេវាកម្មសង្គម ប្រឹក្សាយោបល់ សុខុមាលភាព សេវាកម្មបញ្ជូន និងសេវាកម្មប្រហាក់ប្រហែលនេះ ដែលសម្រាប់តែមនុស្សចាស់ និងជនពិការ នៅផ្ទះរបស់ពួកគេ ឬកន្លែងផ្សេងទៀត ហើយត្រូវបានអនុវត្តដោយស្ថាប័នរដ្ឋ, ឬដោយស្ថាប័នឯកជន អង្គការជួយខ្លួនឯងទោះជាអង្គការថ្នាក់តំបន់ ឬថ្នាក់ជាតិ, និងដោយអ្នកឯកទេសផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ ដូចជាការទៅលេងមនុស្សចាស់ និងជនពិការ, សេវាកម្មថែទាំសុខភាពពេលថ្ងៃសម្រាប់មនុស្សចាស់ ឬជនពិការពេញវ័យ, វគ្គអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ, និងសកម្មភាពសម្រាប់នីតិសម្បទា ដល់ជនពិការ ដរាបណាការផ្តល់ការអប់រំមានកម្រិត។

ក្រុម ៨៨៩ ៖ សកម្មភាពសង្គមកិច្ចដោយមិនផ្តល់កន្លែងស្នាក់នៅ ដទៃទៀតដែលពុំបានរាប់បញ្ចូល

ក្រុមនេះរាប់បញ្ចូលនូវសេវាកម្មសង្គម ប្រឹក្សាយោបល់ សុខុមាលភាព ជនភៀសខ្លួន សេវាកម្មបញ្ជូន និងសេវាកម្មប្រហាក់ប្រហែលនេះ ដល់បុគ្គលនិងគ្រួសាររបស់គេ នៅផ្ទះគេ ឬកន្លែងផ្សេងទៀត ហើយត្រូវបានអនុវត្តដោយស្ថាប័នរដ្ឋ, ឬដោយស្ថាប័នឯកជន អង្គការសង្គ្រោះគ្រោះមហន្តរាយ និងអង្គការជួយខ្លួនឯងទោះបីជាអង្គការថ្នាក់តំបន់ ឬថ្នាក់ជាតិ, និងដោយអ្នកឯកទេសផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ ដូចជាសកម្មភាពសុខុមាលភាពនិងការណែនាំដល់កុមារ និងក្មេងជំទង់, សកម្មភាពរកកូនចិញ្ចឹម, សកម្មភាពទប់ស្កាត់អំពើហិង្សាដល់កុមារ និងអ្នកដទៃ, សេវាកម្មប្រឹក្សាយោបល់លើការគ្រប់គ្រងថវិកាគ្រួសារ, ការណែនាំការរៀបអាពាហ៍ពិពាហ៍ និងគ្រួសារ, សេវាកម្មប្រឹក្សាយោបល់លើបំណុល, សកម្មភាពសហគមន៍ និងអ្នកជិតខាង, សកម្មភាពសម្រាប់ជនរងគ្រោះដោយគ្រោះធម្មជាតិ ជនភៀសខ្លួន អន្តោប្រវេសន៍។ល។, រាប់បញ្ចូលការផ្តល់ជម្រកបណ្តោះអាសន្ន វគ្គអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងសកម្មភាពសម្រាប់នីតិសម្បទា ដល់និកម្មជន ដរាបណាការផ្តល់ការអប់រំមានកម្រិត, ការកំណត់លក្ខខណ្ឌជ្រើសរើសមានទំនាក់ទំនងនឹងជំនួយសុខុមាលភាព ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃឈ្នួលផ្ទះ ឬប័ណ្ណទិញអាហារសម្រាប់ជនក្រីក្រ សកម្មភាពថែទាំកុមារនាពេលថ្ងៃ (ដែលកុមារ

ទាំងនោះរួមទាំងកុមារពិការផងដែរ) គ្រឹះស្ថានថែទាំពេលថ្ងៃ ដល់អ្នកគ្មានផ្ទះនិងក្រុមសង្គម
ទន់ខ្សោយដទៃទៀត ក៏ដូចជាសកម្មភាពមនុស្សធម៌ ដូចជា សកម្មភាពអភិវឌ្ឍសប្បុរស
ឬសកម្មភាពគាំទ្រផ្សេងទៀតមាន ដែលមានបំណងជួយដល់ការងារសង្គមកិច្ច។

ជំពូក ថ ៖ សកម្មភាពថែទាំសុខភាព និងការងារសង្គមកិច្ច

ផ្នែក ៨៨ ៖ សកម្មភាពសង្គមកិច្ចដែលមិនផ្តល់កន្លែងស្នាក់នៅ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៨៨១			សកម្មភាពសង្គមកិច្ចសម្រាប់មនុស្សចាស់ និងជនពិការដោយមិនផ្តល់កន្លែងស្នាក់នៅ
	៨៨១០ ^(១)		សកម្មភាពសង្គមកិច្ចសម្រាប់មនុស្សចាស់ និងជនពិការដោយមិនផ្តល់កន្លែងស្នាក់នៅ (អនុវត្តដោយស្ថាប័នរដ្ឋ ឬឯកជន)
		៨៨១០០	សកម្មភាពសង្គមកិច្ចសម្រាប់មនុស្សចាស់ និងជនពិការដោយមិនផ្តល់កន្លែងស្នាក់នៅ (អនុវត្តដោយស្ថាប័នរដ្ឋ ឬឯកជន)
៨៨៩			សកម្មភាពសង្គមកិច្ចដោយមិនផ្តល់កន្លែងស្នាក់នៅ ដទៃទៀតដែលពុំបានរាប់បញ្ចូល
	៨៨៩០ ^(២)		សកម្មភាពសង្គមកិច្ចដោយមិនផ្តល់កន្លែងស្នាក់នៅ ដទៃទៀតដែលពុំបានរាប់បញ្ចូល
		៨៨៩០១	សេវាកម្មផ្តល់យោបល់
		៨៨៩០២	សកម្មភាពថែទាំកុមារនៅពេលថ្ងៃ ^(៣)
		៨៨៩០៩	សកម្មភាពសង្គមកិច្ចដោយមិនផ្តល់កន្លែងស្នាក់នៅ ដទៃទៀតដែលពុំបានរាប់បញ្ចូល ^(៤)
(១)	មិនរាប់បញ្ចូល	(ក)	ការវៃអង្គាសប្រាក់ និងការគ្រប់គ្រងកម្មវិធីសុវត្ថិភាពសង្គម (មើល ៨៤៣០)
		(ខ)	សកម្មភាពស្រដៀងគ្នានឹងសកម្មភាពដែលបានរៀបរាប់ក្នុងថ្នាក់នេះ តែផ្តល់កន្លែងស្នាក់នៅ (មើល ៨៧៣០)
		(គ)	សកម្មភាពថែទាំកុមារពិការនៅពេលថ្ងៃ (មើល ៨៨៩០២)។
(២)	មិនរាប់បញ្ចូល	(ក)	ការវៃអង្គាសប្រាក់ និងការគ្រប់គ្រងកម្មវិធីសុវត្ថិភាពសង្គម (មើល ៨៤៣០)
		(ខ)	សកម្មភាពស្រដៀងគ្នានឹងសកម្មភាពដែលបានរៀបរាប់ក្នុងថ្នាក់នេះ តែផ្តល់កន្លែងស្នាក់នៅ (មើល ៨៧៩០)។
(៣)	រាប់បញ្ចូល		សម្រាប់កុមារពិការ។
(៤)	រាប់បញ្ចូល	(ក)	សេវាកម្មសម្រាប់ជនភៀសខ្លួនពីសង្គ្រាម ឬគ្រោះមហន្តរាយ ដែលរួមមានសកម្មភាពសម្រាប់ជនរងគ្រោះមហន្តរាយ ជនភៀសខ្លួន ជនអន្តោប្រវេស។ ហើយក៏ផ្តល់ទីជម្រករយៈពេលខ្លីដល់ពួកគេដែរ
		(ខ)	សកម្មភាពរកកូនចិញ្ចឹម សកម្មភាពបង្ការអំពើហិង្សាដល់កុមារ និងអ្នកដទៃ
		(គ)	សង្គមកិច្ចសម្រាប់ជនអនាមិកប្រមឹក
		(ឃ)	សេវាកម្មស្ម័គ្រចិត្តសម្រាប់បែងចែកមូលនិធិផ្តល់សម្រាប់សុខុមាលភាព
		(ង)	សេវាកម្មផ្តល់ដោយសមាគមយុវជន
		(ច)	សេវាកម្មផ្សេងទៀតផ្តល់ដោយអង្គការដែលជាសមាជិក ដែលមិនបានរាប់បញ្ចូល។

ជំពូក ៣ ៖ សិល្បៈ ការកម្សាន្ត និងការលម្អ

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៥
ក្រុម	៥
ថ្នាក់	១០
ថ្នាក់រង	១៨

ជំពូកនេះរាប់បញ្ចូលសកម្មភាពច្រើនបែបដើម្បីបំពេញចំណាប់អារម្មណ៍របស់សាធារណជនទៅលើវប្បធម៌ ការកម្សាន្ត និងការលម្អ ផ្សេងៗគ្នា ដែលរួមមានការសម្តែងបន្តផ្ទាល់ ទស្សនកិច្ចនៅសារមន្ទីរ ការលេងល្បែងស៊ីសង កីឡា និងសកម្មភាពសម្រាប់

ផ្នែក ៩០ ៖ សកម្មភាពច្នៃប្រតិដ្ឋ សិល្បៈ និងកម្សាន្ត

ផ្នែកនេះរាប់បញ្ចូលដំណើរការក្នុងទឹកនៃ ឬអាគារ និងការផ្តល់សេវាកម្មដើម្បីបំពេញចំណាប់អារម្មណ៍អតិថិជនទៅលើវប្បធម៌ និងការកម្សាន្ត។ វារាប់បញ្ចូលការផលិត និងផ្សព្វផ្សាយ(រួមទាំងការចូលរួម)ការសម្តែងបន្តផ្ទាល់ ព្រឹត្តិការណ៍ឬការតាំងពិព័រណ៍ សម្រាប់សាធារណជន ហើយក៏រាប់បញ្ចូលការផ្តល់ជំនាញសិល្បៈ ជំនាញច្នៃប្រតិដ្ឋ ឬជំនាញបច្ចេកទេស សម្រាប់ការផលិតផលសិល្បៈ និងការសម្តែងបន្តផ្ទាល់។

ក្រុម ៩០០ ៖ សកម្មភាពច្នៃប្រតិដ្ឋ សិល្បៈ និងកម្សាន្ត

ក្រុមនេះរាប់បញ្ចូលនូវការសម្តែងល្ខោនបន្តផ្ទាល់, ការប្រគំតន្ត្រីនិងល្ខោនអូប៉េរ៉ា ឬផលិតកម្មរាំ, និងផលិតកម្មសម្តែងលើវេទិកាដទៃទៀត ដូចជា សកម្មភាពជាក្រុមឬក្រោមក្រុមហ៊ុនតែមួយ រង់តន្ត្រី ឬក្រុមភ្លេង និងសកម្មភាពរបស់អ្នកសិល្បៈតែឯង ដូចជា អ្នកនិពន្ធអ្នកសម្តែង អ្នកដឹកនាំរឿង ផលិតករ អ្នកលេងតន្ត្រី គ្រូបង្រៀនឬវាគ្មិន អ្នករចនានិងសាងសង់វេទិកា។ល។ បន្ថែមពីលើនេះ ក៏រាប់បញ្ចូលនូវដំណើរការការប្រគំតន្ត្រី និងសាលល្ខោន និងទឹកនៃសម្រាប់សិល្បៈដទៃទៀត, នូវសកម្មភាពជាងចម្លាក់ ជាងគំនូរ ជាងគំនូរកំប្លែង ជាងធ្លាក់ក្បាច់ ជាងធ្លាក់ដោយប្រើទឹកអាស៊ីដ។ល។, នូវសកម្មភាពអ្នកនិពន្ធតែឯងសម្រាប់គ្រប់មុខវិជ្ជាទាំងអស់ ដែលរួមមានការនិពន្ធរឿងប្រតិដ្ឋ ការនិពន្ធលក្ខណៈបច្ចេកទេស។ល។, នូវ

សកម្មភាពអ្នកសារព័ត៌មានឯករាជ្យ និងការស្ថាបនាកិច្ចការសិល្បៈដូចជាផ្ទាំងគំនូរ។ល។ សារ
ឡើងវិញ។

ក្រុមនេះក៏រាប់បញ្ចូលសកម្មភាពផលិតករឬសហគ្រិនរបស់ព្រឹត្តិការណ៍បន្តផ្ទាល់
សិល្បៈ ទោះបីជាមានឬមិនមានទឹកនៃឯកសារក៏ដោយ។

ជំពូកទ ៖ សិល្បៈ ការកម្សាន្ត និងការលម្អ

ផ្នែក៩០ ៖ សកម្មភាពច្នៃប្រតិដ្ឋ សិល្បៈ និងកម្សាន្ត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩០០			សកម្មភាពច្នៃប្រតិដ្ឋ សិល្បៈ និងកម្សាន្ត
	៩០០០ ^(១)		សកម្មភាពច្នៃប្រតិដ្ឋ សិល្បៈ និងកម្សាន្ត
		៩០០០១	ផលិតករល្ខោន អ្នកចម្រៀងប្រចាំក្រុមតន្ត្រី និងសេវាកម្មកម្សាន្តតាមល្ខោន អូប៉េរ៉ា ^(២)
		៩០០០២	ដំណើរការនៅសាលប្រតិភ័តន្ត្រីនិងល្ខោន និងកន្លែងសម្រាប់សិល្បៈ ដទៃទៀត ^(៣)
		៩០០០៣	សកម្មភាពជាងចម្លាក់ ជាងគំនូរ ជាងគំនូរកំប្លែង ជាងឆ្លាក់ក្បាច់ ជាងឆ្លាក់ ដោយប្រើទឹកអាស៊ីដ ^(៤)
		៩០០០៤	សកម្មភាពអ្នកសារព័ត៌មានឯករាជ្យ និងអ្នកនិពន្ធលក្ខណៈបុគ្គលផ្សេង ទៀត សម្រាប់គ្រប់រឿងនានា ^(៥)
		៩០០០៩	សកម្មភាពច្នៃប្រតិដ្ឋ សិល្បៈ និងការកម្សាន្ត ដែលមិនបានរាប់បញ្ចូល

- (១) **មិនរាប់បញ្ចូល**
 - (ក) ម្ចាស់កម្មសាលារូបចម្លាក់ កិច្ចការសិល្បៈសំណៅដើមដទៃទៀត (មើល ២៣៩៦)
 - (ខ) ការស្ថាបនាសារឡើងវិញនូវអាគារ និងទីប្រវត្តិសាស្ត្រ (មើល ៤១០០២)
 - (គ) ការផលិតខ្សែភាពយន្ត និងវីដេអូ (មើល ៥៩១១ និង៥៩១២)
 - (ឃ) ដំណើរការរោងភាពយន្ត (មើល ៥៩១៤០)
 - (ង) សកម្មភាពល្ខោនផ្ទាល់ខ្លួន(របស់បុគ្គល) ឬទីភ្នាក់ងារ ឬភ្នាក់ងារសិល្បៈ (មើល ៧៤៩០០)
 - (ច) សកម្មភាពក្រុមតូសម្តែង (មើល ៧៨១០០)
 - (ឆ) សកម្មភាពភ្នាក់ងារលក់សំបុត្រ (មើល ៧៩៩០០)
 - (ជ) ដំណើរការសារមន្ទីរគ្រប់ប្រភេទទាំងអស់ (មើល ៩១០២០)
 - (ឈ) សកម្មភាពកីឡា ល្បែងកម្សាន្ត និងការកម្សាន្ត (មើល ៩៣)
 - (ញ) ការជួសជុលគ្រឿងសង្ហារឹម (លើកលែងគ្រឿងដែលនៅសារមន្ទីរ) (មើល ៩៥២៤០)។
- (២) **រាប់បញ្ចូល** សិល្បករក្រុម និងជាបុគ្គល។
- (៣) **រាប់បញ្ចូល** សកម្មភាពភ្នាក់ងារលក់សំបុត្រ (មានទំនាក់ទំនងនឹងការផលិតល្ខោន ការទាក់ទាញ ឲ្យមកកម្សាន្ត)។
- (៤) **រាប់បញ្ចូល** ការស្ថាបនាផ្ទាំងគំនូរ និងកិច្ចការសិល្បៈផ្សេងទៀត។
- (៥) **រាប់បញ្ចូល**
 - (ក) ការនិពន្ធរឿងប្រតិដ្ឋ ការនិពន្ធលក្ខណៈបច្ចេកទេស។ល។
 - (ខ) សកម្មភាពរបស់អ្នកនិពន្ធបែបវិទ្យាសាស្ត្រ និងបច្ចេកទេស
 - (គ) សកម្មភាពរបស់អ្នកនិពន្ធដែលឯករាជ្យ។

ផ្នែក ៩១ ៖ សកម្មភាពបណ្ណាល័យ ប័ណ្ណសារដ្ឋាន សារមន្ទីរ និងសកម្មភាពវប្បធម៌ដទៃទៀត

ផ្នែកនេះរាប់បញ្ចូលនូវសកម្មភាពបណ្ណាល័យ និងប័ណ្ណសារដ្ឋាន, ដំណើរការសារមន្ទីរ គ្រប់ប្រភេទ សួនរុក្ខជាតិ និងសួនសត្វ, ដំណើរការទីប្រវត្តិសាស្ត្រ និងសកម្មភាពអភិរក្សធម្មជាតិ។ វាក៏រាប់បញ្ចូលការបង្ហាញនិងតាំងពិព័រណ៍វត្ថុ ទីតាំង និងអច្ឆរិយវត្ថុ តាមចំណាប់អារម្មណ៍ទៅលើប្រវត្តិសាស្ត្រ វប្បធម៌ និងការអប់រំ (ឧ. អច្ឆរិយវត្ថុពិភពលោក។ល។)

ក្រុមនេះមិនរាប់បញ្ចូលសកម្មភាពកីឡា ល្បែងកម្សាន្ត និងការកម្សាន្ត ដូចជាដំណើរការនៃការងូតទឹកតាមឆ្នេរ និងកន្លែងលេងកីឡា និងកម្សាន្ត (មើលផ្នែក ៩៣)។

ក្រុម ៩១០ ៖ សកម្មភាពបណ្ណាល័យ ប័ណ្ណសារដ្ឋាន សារមន្ទីរ និងសកម្មភាពវប្បធម៌ដទៃទៀត

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពបណ្ណាល័យ និងប័ណ្ណសារដ្ឋាន, សកម្មភាពសារមន្ទីរ និងដំណើរការអាគារ និងទីប្រវត្តិសាស្ត្រ, សកម្មភាពសួនរុក្ខជាតិ និងសួនសត្វ និងអភិរក្សធម្មជាតិ។

ជំពូក ១ ៖ សិល្បៈ ការកម្សាន្ត និងការលំហែ

ផ្នែក ៩១ ៖ សកម្មភាពបណ្ណាល័យ ប័ណ្ណសារដ្ឋាន សារមន្ទីរ និងសកម្មភាពវប្បធម៌ដទៃទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩១០			សកម្មភាពបណ្ណាល័យ ប័ណ្ណសារដ្ឋាន សារមន្ទីរ និងសកម្មភាពវប្បធម៌ដទៃទៀត
	៩១០១ ^(១)		សកម្មភាពបណ្ណាល័យ និងប័ណ្ណសារដ្ឋាន
		៩១០១០	សកម្មភាពបណ្ណាល័យ និងប័ណ្ណសារដ្ឋាន
	៩១០២ ^(២)		សកម្មភាពសារមន្ទីរ និងដំណើរការអាគារនិងទីប្រវត្តិសាស្ត្រ
		៩១០២០	សកម្មភាពសារមន្ទីរ និងដំណើរការអាគារនិងទីប្រវត្តិសាស្ត្រ
	៩១០៣ ^(៣)		សកម្មភាពសួនរុក្ខជាតិ សួនសត្វ និងអភិរក្សធម្មជាតិ
		៩១០៣០	សកម្មភាពសួនរុក្ខជាតិ សួនសត្វ និងអភិរក្សធម្មជាតិ
(១)	រាប់បញ្ចូល		សកម្មភាពបណ្ណាល័យ និងប័ណ្ណសារដ្ឋាន (ដំណើរការដោយឯកជន សាធារណៈ ឬរដ្ឋ)។
(២)	មិនរាប់បញ្ចូល	(ក)	ការសាងសង់ឡើងវិញ និងស្ថាបនាអាគារ និងទីប្រវត្តិសាស្ត្រ (មើលជំពូក«ច»)
		(ខ)	ការស្ថាបនាកិច្ចការសិល្បៈ និងវត្ថុដែលគេប្រមូលទុកក្នុងសារមន្ទីរ (មើល ៩០០០៩)
		(គ)	សកម្មភាពបណ្ណាល័យ និងប័ណ្ណសារដ្ឋាន (មើល ៩១០១)។
(៣)	មិនរាប់បញ្ចូល	(ក)	សេវាកម្មលម្អសោភ័ណភាព និងសួនច្បារ (មើល ៨១៣០០)
		(ខ)	ដំណើរការស្វែងរកត្រីជាកីឡា និងការបរិច្ចាគសត្វ (មើល ៩៣១៩៩)
	រាប់បញ្ចូល		ដំណើរការសួនរុក្ខជាតិ និងសួនសត្វ និងដំណើរការអភិរក្សធម្មជាតិ រួមនិងអភិរក្សសត្វ ព្រៃ។ល។ ផងដែរ។

ផ្នែក ៩២ ៖ សកម្មភាពល្បែងស៊ីសង និងល្បែងភ្នាល់

ផ្នែកនេះរាប់បញ្ចូលនូវដំណើរការក្នុងទឹកនៃលេងល្បែងស៊ីសង ដូចជាកាស៊ីណូ កន្លែងលេងល្បែងឡូតូ និងកន្លែងលេងល្បែងរ៉ឺខេអូ, និងការផ្តល់សេវាកម្មល្បែង ដូចជាល្បែង ភ្នាល់ឆ្នោត និងភ្នាល់សេះ។

ក្រុម ៩២០ ៖ សកម្មភាពល្បែងស៊ីសង និងល្បែងភ្នាល់

ក្រុមនេះរាប់បញ្ចូលការទទួលបានការភ្នាល់ និងដំណើរការភ្នាល់ដទៃទៀត, ការភ្នាល់សេះ, ដំណើរការកាស៊ីណូ(រួមមានកាស៊ីណូលើនាវា), ការលក់សន្លឹកឆ្នោត, ដំណើរការ(ការផលិត) ម៉ាស៊ីនកាក់ប្រើនៅក្នុងរង់ល្បែង, និងដំណើរការល្បែងស៊ីសងតាមគេហទំព័រ។

ជំពូក ១ ៖ សិល្បៈ ការកម្សាន្ត និងការលម្អ

ផ្នែក ៩២ ៖ សកម្មភាពល្បែងស៊ីសង និងល្បែងភ្នាល់

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩២០			សកម្មភាពល្បែងស៊ីសង និងល្បែងភ្នាល់
	៩២០០ ^(១)		សកម្មភាពល្បែងស៊ីសង និងល្បែងភ្នាល់
		៩២០០០	សកម្មភាពល្បែងស៊ីសង និងល្បែងភ្នាល់

- (១) រាប់បញ្ចូល
- (ក) ការទទួលបានការភ្នាល់ និងដំណើរការភ្នាល់ដទៃទៀត
 - (ខ) ការភ្នាល់សេរី
 - (គ) ដំណើរការកាស៊ីណូ ដែលរួមមានកាស៊ីណូលើនាវាផងដែរ
 - (ឃ) ការលក់សន្លឹកឆ្នោត
 - (ង) ដំណើរការ(ការផលិត)ម៉ាស៊ីនកាក់ប្រើនៅក្នុងរង់ល្បែង។

ផ្នែក ៩៣ ៖ សកម្មភាពកីឡា និងសកម្មភាពល្បែងកម្សាន្តនិងសម្រាក

ផ្នែកនេះរាប់បញ្ចូលនូវសកម្មភាពសម្រាក ល្បែងកម្សាន្ត និងកីឡា(លើកលែងតែសកម្មភាពសារមន្ទីរ អភិរក្សទីប្រវត្តិសាស្ត្រ សួនរុក្ខជាតិ និងសួនសត្វ និងអភិរក្សធម្មជាតិ) ក៏ដូចជាសកម្មភាពល្បែងស៊ីសង់ និងល្បែងភ្នាល។

ផ្នែកនេះមិនរាប់បញ្ចូលសិល្បៈបែបវិនាដកម្ម, តន្ត្រី, និងសិល្បៈនិងការកម្សាន្តដទៃទៀត ដូចជាផលិតកម្មល្ខោន ការប្រគំតន្ត្រី និងល្ខោនអូប៉េរ៉ា ឬការផលិតរបាំ និងផលិតកម្មលើវេទិកាដទៃទៀត (មើលផ្នែក ៩០)។

ក្រុម ៩៣១ ៖ សកម្មភាពកីឡា

ក្រុមនេះរាប់បញ្ចូលនូវដំណើរការក្នុងទឹកនៃកីឡា, សកម្មភាពក្រុមឬសមាគមកីឡាដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាបន្តផ្ទាល់ឲ្យដល់អ្នកទស្សនាដែលបង់ប្រាក់ចូលមើល, អត្តពលិកឯករាជ្យដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាឬការប្រណាំងបន្តផ្ទាល់ឲ្យដល់អ្នកទស្សនាដែលបង់ប្រាក់ចូលមើល, ម្ចាស់អ្នកចូលរួមក្នុងការប្រណាំងដូចជាថយន្ត ឆ្នៃ សេះ។ល។ ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រណាំងឬកីឡាផ្សេងទៀត, គ្រូបង្វឹកកីឡាដែលផ្តល់សេវាកម្មពិសេសដល់កីឡាករចូលរួមក្នុងព្រឹត្តិការណ៍កីឡាឬប្រកួតប្រណាំង, អ្នកប្រតិបត្តិការលានប្រយុទ្ធនិងពហុកីឡាដ្ឋាន, និងសកម្មភាពដទៃទៀត ដូចជាការរៀបចំ ផ្សព្វផ្សាយ ឬគ្រប់គ្រងព្រឹត្តិការណ៍កីឡា ដែលមិនបានរាប់បញ្ចូល។

ក្រុម ៩៣២ ៖ សកម្មភាពល្បែងកម្សាន្ត និងការសម្រាកដទៃទៀត

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពជាច្រើនប្រភេទដែលដំណើរការសម្ភារៈ ឬផ្តល់សេវាកម្មដល់ចំណាប់អារម្មណ៍ផ្សេងៗរបស់អតិថិជនពួកគេ ដែលមានដំណើរការការទាក់ទាញជាច្រើន ដូចជាល្បែងជិះគ្រឿងយន្ត ល្បែងជិះក្នុងទឹក ល្បែងលេង ការបង្ហាញ ការតាំងពិព័រណ៍តាមផ្នែកផ្សេងៗ និងបរិវេណសម្រាប់ញ៉ាំអាហារក្រៅផ្ទះ។

ជំពូក ១ ៖ សិល្បៈ ការកម្សាន្ត និងការលម្អ

ផ្នែក ៩៣ ៖ សកម្មភាពកីឡា និងសកម្មភាពកម្សាន្តនិងសម្រាក

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩៣១			សកម្មភាពកីឡា
	៩៣១១ ^(១)		ដំណើរការគ្រឹះស្ថានកីឡា ទាំងព្រឹត្តិការណ៍នៅខាងក្នុងឬក្រៅអាគារ
		៩៣១១១ ^(២)	ដំណើរការគ្រឹះស្ថានកីឡា
		៩៣១១២ ^(៣)	មជ្ឈមណ្ឌលហាត់ប្រាណ
	៩៣១២ ^(៤)		សកម្មភាពរបស់ក្រុមកីឡា
		៩៣១២០	ដំណើរការរបស់ក្រុមកីឡា ដូចជាក្រុមបាល់ទាត់ ក្រុមកីឡាប៊ូលីង ក្រុមកីឡាហែលទឹក។ល។
	៩៣១៩ ^(៥)		សកម្មភាពកីឡាផ្សេងទៀត
		៩៣១៩១	សកម្មភាពរបស់អ្នកផលិតឬអ្នកផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា ទោះមានឬមិនមានគ្រឹះស្ថានក៏ដោយ
		៩៣១៩២	សកម្មភាពសម្ពន្ធកីឡា និងគណៈដែលចេញបទបញ្ញត្តិ
(១)	មិនរាប់បញ្ចូល	(ក)	ការជួលឧបករណ៍កីឡា និងឧបករណ៍សម្រាប់សម្រាកកម្សាន្ត (មើល ៧៧២១)
		(ខ)	សកម្មភាពតាមឧទ្យាន និងឆ្នេរ (មើល ៩៣២៩១)។
(២)	រាប់បញ្ចូល	(ក)	ការគ្រប់គ្រង និងផ្តល់បុគ្គលិកដើម្បីដំណើរការគ្រឹះស្ថាន
		(ខ)	វាលប្រណាំងសម្រាប់រថយន្ត ឆ្កែ សេះ។
(៣)	រាប់បញ្ចូល		សាលាបង្ហាត់យូហ្គា។
(៤)	មិនរាប់បញ្ចូល	(ក)	ការបង្ហាត់កីឡាដោយគ្រូតែម្នាក់, គ្រូបង្ហាត់ (មើល ៨៥៤១០)
		(ខ)	ដំណើរការគ្រឹះស្ថានកីឡានិងការរៀបចំ និងដំណើរការព្រឹត្តិការណ៍កីឡាទាំងនៅខាងក្នុងឬក្រៅអាគារ សម្រាប់អ្នកមានអាជីពឬអ្នកមិនមែនអាជីព ដោយក្រុមកីឡាជាមួយនឹងឧបករណ៍កីឡាផ្ទាល់ខ្លួន (មើល ៩៣១១១)។
(៥)	មិនរាប់បញ្ចូល	(ក)	ការបង្ហាត់ពូជសេះប្រណាំង (មើល ០១៤២០) និងការជួលឧបករណ៍កីឡា (មើល ៧៧២១)
		(ខ)	សកម្មភាពសាលាបង្ហាត់កីឡានិងល្បែងលេង សកម្មភាពគ្រូបង្រៀន គ្រូបង្ហាត់ គ្រូបង្វឹកកីឡា (មើល ៨៥៤១)
		(គ)	ការរៀបចំនិងដំណើរការព្រឹត្តិការណ៍កីឡានៅខាងក្នុងឬខាងក្រៅអាគារ សម្រាប់អ្នកមានអាជីពឬមិនមានអាជីព ដោយក្រុមកីឡាដែលមានឧបករណ៍កីឡាផ្ទាល់ខ្លួន (មើល ៩៣១១១) ឬដែលមិនមានឧបករណ៍ផ្ទាល់ខ្លួន (មើល ៩៣១២០)
		(ឃ)	សកម្មភាពតាមឧទ្យាន និងឆ្នេរ (មើល ៩៣២៩១)។

ជំពូក ១ ៖ សិល្បៈ ការកម្សាន្ត និងការលម្អ

ផ្នែក ៩៣ ៖ សកម្មភាពកីឡា និងសកម្មភាពកម្សាន្តនិងសម្រាក

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
		៩៣១៩៩	សកម្មភាពកីឡាផ្សេងទៀតដែលមិនបានរាប់បញ្ចូល ^(១)
៩៣២			សកម្មភាពកម្សាន្ត និងសម្រាកផ្សេងទៀត
	៩៣២១		សកម្មភាពសួនកម្សាន្ត និងកន្លែងកម្សាន្តសាធារណៈ
		៩៣២១០	សកម្មភាពសួនកម្សាន្ត និងកន្លែងកម្សាន្តសាធារណៈ ^(២)
	៩៣២៩ ^(៣)		សកម្មភាពកម្សាន្តនិងសម្រាកផ្សេងទៀតដែលមិនបានរាប់បញ្ចូល
		៩៣២៩១	សកម្មភាពសួនសម្រាក និងឆ្នេរសមុទ្រ ^(៤)
		៩៣២៩៩	សកម្មភាពកម្សាន្ត និងសម្រាកដទៃផ្សេងទៀត ដែលមិនបានរាប់បញ្ចូល ^(៥)

- (១) **រាប់បញ្ចូល**
 - (ក) សកម្មភាពក្នុងក្រោលសេៈ ទ្រុឌឆ្កែ និងចំណាត់ថ្នាក់
 - (ខ) សកម្មភាពអភិរក្ស និងគាំទ្រដទៃទៀតដល់កីឡាបរទេស ឬកីឡាស្វ័យគ្រី ជាលក្ខណៈកម្សាន្ត។
- (២) **រាប់បញ្ចូល** ដំណើរការល្បែងជិះគ្រឿងយន្ត ល្បែងជិះក្នុងទឹក ល្បែងលេង ការបង្ហាញ ការតាំងពិព័រណ៍តាមផ្នែក និងបរិវេណសម្រាប់ញ៉ាំអាហារក្រៅផ្ទះ។
- (៣) **មិនរាប់បញ្ចូល**
 - (ក) ដំណើរកម្សាន្តស្វ័យគ្រី តាមសមុទ្រ និងឆ្នេរសមុទ្រ (មើល ៥០១១) តាមទឹកសាប (មើល ៥០២១៣)
 - (ខ) ការផ្តល់កន្លែងនិងឧបករណ៍រយៈពេលខ្លីដល់អ្នកមកលេងសួនកម្សាន្ត ព្រៃ និងទីលានជំរំ (មើល ៥៥២០០) និងសកម្មភាពបម្រើភេសជ្ជៈតាមកន្លែងរាំលេងកម្សាន្ត (មើល ៥៦៣០១)
 - (គ) ជំរំសម្រាកកម្សាន្តជំរំបរទេស និងស្វ័យគ្រី និងកន្លែងបោះជំរំ (មើល ៥៥២០០)
 - (ឃ) ការជួលដាច់គ្នានូវឧបករណ៍លំហែ និងឧបករណ៍កម្សាន្ត (មើល ៧៧២១)
 - (ង) សកម្មភាពតាមសួនកម្សាន្ត និងសួនសាធារណៈ (មើល ៩៣២១០)។
- (៤) **រាប់បញ្ចូល** ការជួលគ្រឹះស្ថាន ដូចជាកន្លែងតែងតែង ទូរមានសោ កៅអី។ល។
- (៥) **រាប់បញ្ចូល** កន្លែងរាំកម្សាន្ត និងវាលរាំ ដោយមិនមានសេវាកម្មបម្រើភេសជ្ជៈ កំពង់ផែសម្រាប់ទូកកម្សាន្ត ការជួលឧបករណ៍លំហែ និងឧបករណ៍កម្សាន្ត។

ជំពូក ៨ ៖ សកម្មភាពសេវាកម្មផ្សេងទៀត

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	៣
ក្រុម	៦
ថ្នាក់	១៧
ថ្នាក់រង	២៧

ជំពូកនេះ (ដោយជាប្រភេទដែលនៅសល់ពីគេ) រាប់បញ្ចូលសកម្មភាពរបស់អង្គការជាសមាជិក ការជួសជុលកុំព្យូទ័រនិងទំនិញប្រើប្រាស់ក្នុងផ្ទះ និងសកម្មភាពសេវាកម្មផ្ទាល់ខ្លួនជាច្រើនទៀត ដែលមិនបានចាត់ថ្នាក់នៅក្នុង ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចម៉ាក្រូស៊ី(ច.ស.វ.ម)។

ផ្នែក ៩៤ ៖ សកម្មភាពរបស់អង្គការជាសមាជិក

ផ្នែកនេះរាប់បញ្ចូល សកម្មភាពរបស់អង្គការដែលតំណាងឲ្យចំណាប់អារម្មណ៍របស់ក្រុមពិសេសណាមួយ ឬដែលលើកកម្ពស់គំនិតនេះជាសាធារណៈ។ អង្គការទាំងនេះ ជាធម្មតាមានការបោះឆ្នោតជ្រើសរើសសមាជិក ប៉ុន្តែការងាររបស់ពួកគេក៏អាចរាប់បញ្ចូល និងផ្តល់ប្រយោជន៍ដល់អ្នកមិនមែនជាសមាជិកផងដែរ។ ការបែងចែកដំបូងសម្រាប់ផ្នែកនេះ ត្រូវបានកំណត់ទៅតាមគោលបំណងដែលអង្គការទាំងនេះបម្រើ ដូចជាចំណាប់អារម្មណ៍របស់និយោជិក, បុគ្គលដែលធ្វើការឲ្យខ្លួនឯងនិងរបស់សហគមន៍វិទ្យាសាស្ត្រ(ក្រុម ៩៤១), ចំណាប់អារម្មណ៍របស់និយោជិត (ក្រុម ៩៤២), ឬការផ្សព្វផ្សាយគំនិត និងសកម្មភាពសាសនានយោបាយ វប្បធម៌ អប់រំ ឬសម្រាកកំសាន្ត (ក្រុម ៩៤៩)។

ក្រុម ៩៤១ ៖ សកម្មភាពរបស់អាជីវកម្ម និយោជិក និងអង្គការដែលសមាជិកមានជំនាញវិជ្ជាជីវៈ

ក្រុមនេះរាប់បញ្ចូល សកម្មភាពដែលជំរុញចំណាប់អារម្មណ៍របស់សមាជិកនៃអាជីវកម្មនិងក្រុមនិយោជិក។ ក្នុងករណីអង្គការដែលសមាជិកមានជំនាញវិជ្ជាជីវៈ វាក៏រួមមានសកម្មភាពជំរុញចំណាប់អារម្មណ៍របស់សមាជិកនៃវិជ្ជាជីវៈផងដែរ។

ក្រុម ៩៤២ ៖ សកម្មភាពរបស់សហជីពពាណិជ្ជកម្ម

ក្រុមនេះរាប់បញ្ចូលនូវការលើកកម្ពស់ចំណាប់អារម្មណ៍របស់ក្រុមកម្មករនិងសហជីពនិយោជិត, សកម្មភាពរបស់សមាគមដែលសមាជិករបស់ខ្លួនគឺជានិយោជិតដែលចាប់អារម្មណ៍ខ្លាំងលើបញ្ហាទាក់ទងនឹងប្រាក់បៀវត្សរ៍ និងស្ថានភាពការងារ និងលើសកម្មភាពរួមមួយតាមរយៈអង្គការ, និងសកម្មភាពរបស់សហជីពរោងចក្រទោលណាមួយ សកម្មភាពរបស់សហជីពដែលមានសាខាច្រើន និងសកម្មភាពអង្គការពលកម្មដែលមានសហជីពជាសាខាច្រើន ឈរលើមូលដ្ឋានពាណិជ្ជកម្ម សាសនា រចនាសម្ព័ន្ធអង្គការ ឬលក្ខខណ្ឌផ្សេងទៀត។

ក្រុម ៩៤៩ ៖ សកម្មភាពរបស់អង្គការសមាជិកផ្សេងៗ

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពរបស់ក្រុមទាំងឡាយ(លើកលែងតែក្រុមហ៊ុននិងក្រុមនិយោជិត, អង្គការមានវិជ្ជាជីវៈ, សហជីពពាណិជ្ជកម្ម) ដែលជំរុញចំណាប់អារម្មណ៍របស់សមាជិកពួកគេ។

ជំពូក ធ ៖ សកម្មភាពសេវាកម្មផ្សេងទៀត

ផ្នែក ៩៤ ៖ សកម្មភាពរបស់អង្គការសមាជិក

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩៤១			សកម្មភាពរបស់អាជីវកម្ម អង្គការដែលមានសមាជិកជានិយោជិក និងជាអ្នកមានជំនាញវិជ្ជាជីវៈ
	៩៤១១ ^(១)		សកម្មភាពរបស់អាជីវកម្ម និងអង្គការដែលមានសមាជិកជានិយោជិក
		៩៤១១០	សកម្មភាពរបស់អាជីវកម្ម និងអង្គការដែលមានសមាជិកជានិយោជិក
	៩៤១២ ^(២)		សកម្មភាពរបស់អង្គការដែលមានសមាជិកជាអ្នកមានវិជ្ជាជីវៈ
		៩៤១២០	សកម្មភាពរបស់អង្គការដែលមានសមាជិកជាអ្នកមានវិជ្ជាជីវៈ
៩៤២			សកម្មភាពរបស់សហជីពពាណិជ្ជកម្ម
	៩៤២០ ^(៣)		សកម្មភាពរបស់សហជីពពាណិជ្ជកម្ម
		៩៤២០០	សកម្មភាពរបស់សហជីពពាណិជ្ជកម្ម
៩៤៩			សកម្មភាពរបស់អង្គការសមាជិកដទៃទៀត
	៩៤៩១ ^(៤)		សកម្មភាពរបស់អង្គការសាសនា
		៩៤៩១០	សកម្មភាពរបស់អង្គការសាសនា
	៩៤៩២		សកម្មភាពរបស់អង្គការនយោបាយ
		៩៤៩២០	សកម្មភាពរបស់អង្គការនយោបាយ
	៩៤៩៩ ^(៥)		សកម្មភាពរបស់អង្គការសមាជិកដទៃដែលមិនបានរាប់បញ្ចូល
		៩៤៩៩០	សកម្មភាពរបស់អង្គការសមាជិកដទៃដែលមិនបានរាប់បញ្ចូល ^(៦)

- (១) **មិនរាប់បញ្ចូល** សកម្មភាពរបស់សហជីពពាណិជ្ជកម្ម (មើល ៩៤២០០)។
- (២) **មិនរាប់បញ្ចូល** ការអប់រំដែលផ្តល់ដោយអង្គការទាំងនេះ (មើលផ្នែក ៨៥)។
- (៣) **មិនរាប់បញ្ចូល** ការអប់រំដែលផ្តល់ដោយអង្គការទាំងនេះ (មើលផ្នែក ៨៥)។
- (៤) **មិនរាប់បញ្ចូល**
 - (ក) ការអប់រំដែលផ្តល់ដោយអង្គការទាំងនេះ (មើលផ្នែក ៨៥)
 - (ខ) សកម្មភាពថែទាំសុខភាពផ្តល់ដោយអង្គការទាំងនេះ (មើលផ្នែក ៨៦)
 - (គ) សកម្មភាពការងារសង្គមកិច្ចដោយអង្គការទាំងនេះ (មើលផ្នែក ៨៧ និង៨៨)។
- (៥) **មិនរាប់បញ្ចូល**
 - (ក) សកម្មភាពរបស់ក្រុម ឬអង្គការសិល្បៈវិជ្ជាជីវៈ (មើល ៩០០០)
 - (ខ) សកម្មភាពរបស់ក្រុមកីឡា (មើល ៩៣១២០)
 - (គ) សកម្មភាពរបស់សមាគមវិជ្ជាជីវៈ (មើល ៩៤១២)។
- (៦) **រាប់បញ្ចូល** (ក) សមាគមអ្នកប្រើប្រាស់ សមាគមរថយន្ត សមាគមយុវជន ក្រុមអានសៀវភៅ ក្រុមពលរដ្ឋចំណាស់។ល។

ផ្នែក ៩៥ ៖ ការជួសជុលកុំព្យូទ័រ និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួននិងតាមផ្ទះ

ផ្នែកនេះរាប់បញ្ចូលនូវការជួសជុល និងថែទាំគ្រឿងកុំព្យូទ័រ ដូចជាកុំព្យូទ័រលើតុ កុំព្យូទ័រ អាចយកតាមខ្លួនបាន ឧបករណ៍បញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័រនិងបង្ហាញទិន្នន័យពីកុំព្យូទ័រ មកវិញ ឧបករណ៍រក្សាទុក និងម៉ាស៊ីនបោះពុម្ព។ វាក៏រាប់បញ្ចូលការជួសជុលបរិក្ខារ គមនាគមន៍ ដូចជា ម៉ាស៊ីនទូរសារ វិទ្យុទាក់ទងទៅមក។ បន្ថែមពីលើនេះ ក៏រាប់បញ្ចូលអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដូចជាវិទ្យុនិងទូរទស្សន៍, បរិក្ខារផ្ទះ និងសួនច្បារ(មានដូចជា ម៉ាស៊ីនកាត់ស្មៅ និងប្រដាប់ផ្គុំ), ស្បែកជើងនិងទំនិញស្បែក, គ្រឿងសង្ហារឹមនិងគ្រឿងបរិក្ខារផ្ទះ, សំលៀកបំពាក់និងសម្លៀកបំពាក់បន្ថែម, ឧបករណ៍កីឡា, ឧបករណ៍តន្ត្រី, របស់ជាចំណង់ចំណូលចិត្ត, និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួន និងក្នុងផ្ទះដទៃទៀត។

ផ្នែកនេះមិនរាប់បញ្ចូលការជួសជុលឧបករណ៍វិនិច្ឆ័យនិងព្យាបាលជំងឺ, ឧបករណ៍អង្កេតនិងវាស់វែង, ឧបករណ៍មន្ទីរពិសោធន៍, បរិក្ខារវ៉ានិងឧបករណ៍ចាប់រលកសំឡេង (មើល ៣៣១៣)។

ក្រុម ៩៥១ ៖ ការជួសជុលកុំព្យូទ័រ និងបរិក្ខារគមនាគមន៍

ក្រុមនេះរាប់បញ្ចូលនូវការជួសជុល និងថែទាំកុំព្យូទ័រនិងគ្រឿងកុំព្យូទ័រ និងបរិក្ខារគមនាគមន៍។

ក្រុម ៩៥២ ៖ ការជួសជុលទំនិញប្រើប្រាស់ផ្ទាល់ខ្លួននិងក្នុងផ្ទះ

ក្រុមនេះរាប់បញ្ចូលនូវការជួសជុល និងបម្រើសេវាដល់ទំនិញប្រើប្រាស់ផ្ទាល់ខ្លួននិងក្នុងផ្ទះ។

ជំពូក ធ ៖ សកម្មភាពសេវាកម្មកម្មផ្សេងទៀត

ផ្នែក ៩៥ ៖ ការជួសជុលកុំព្យូទ័រ និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួននិងកុងតឺន័រ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩៥១			ការជួសជុលកុំព្យូទ័រ និងបរិក្ខារគមនាគមន៍
	៩៥១១ ^(១)		ការជួសជុលកុំព្យូទ័រនិងគ្រឿងកុំព្យូទ័រ
		៩៥១១១	ការជួសជុលកុំព្យូទ័រ និងបរិក្ខារគមនាគមន៍ ^(២)
	៩៥១២		ការជួសជុលនិងថែទាំបរិក្ខារគមនាគមន៍
		៩៥១២១	ការជួសជុលនិងថែទាំទូរស័ព្ទដៃ
		៩៥១២៩	ការជួសជុលនិងថែទាំបរិក្ខារគមនាគមន៍ដទៃទៀតដែលពុំបានរាប់បញ្ចូល
(១)	មិនរាប់បញ្ចូល		ការជួសជុល និងថែទាំឧបករណ៍ភ្ជាប់ប្រព័ន្ធកុំព្យូទ័រ (មើល ៩៥១២៩)។
(២)	រាប់បញ្ចូល		ការជួសជុលកុំព្យូទ័រ និងគ្រឿងចក្រប្រើដោយប្រព័ន្ធកុំព្យូទ័រនិងគ្រឿងកុំព្យូទ័រ ដូចជាកុំព្យូទ័រលើតុ កុំព្យូទ័រយកតាមខ្លួន ប្រដាប់សិកឌីសកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព អេក្រង់កុំព្យូទ័រ ប្រដាប់វាយអក្សរ ប្រដាប់ចុចបញ្ជាដើម្បីអេក្រង់កុំព្យូទ័រ ប្រដាប់បញ្ជាគ្រឿងយន្ត ឬគ្រឿងអេឡិចត្រូនិច ប្រដាប់ចង្កុលប្រើជាមួយនឹងកូនបាល់ ឧបករណ៍ភ្ជាប់ខាងក្នុងនិងខាងក្រៅកុំព្យូទ័រ ឧបករណ៍បញ្ជូលទិន្នន័យទៅក្នុងកុំព្យូទ័រនិងបង្ហាញទិន្នន័យពីកុំព្យូទ័រមកវិញ ប្រព័ន្ធដុកទិន្នន័យកុំព្យូទ័រ ម៉ាស៊ីនថតឯកសារចូលកុំព្យូទ័រ ដែលរួមមានម៉ាស៊ីនបាតូដ ម៉ាស៊ីនអានប័ណ្ណឥណទាន មូកពាក់មើលរូបភាពពីប្រព័ន្ធកុំព្យូទ័រ និងម៉ាស៊ីនបញ្ជាំងកុំព្យូទ័រ។ល។
	រាប់បញ្ចូល		ការជួសជុល និងថែទាំឧបករណ៍បញ្ជូលទិន្នន័យទៅក្នុងកុំព្យូទ័រនិងបង្ហាញទិន្នន័យពីកុំព្យូទ័រមកវិញ ដូចជាម៉ាស៊ីនដកប្រាក់ ម៉ាស៊ីននិងកម្មវិធីកុំព្យូទ័រប្រើនៅកន្លែងគិតលុយ ឬកន្លែងចេញដែលមិនដំណើរការដោយគ្រឿងយន្ត។

ជំពូក ធ ៖ សកម្មភាពសេវាកម្មផ្សេងទៀត

ផ្នែក ៩៥ ៖ ការជួសជុលកុំព្យូទ័រ និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួននិងក្នុងផ្ទះ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩៥២			ការជួសជុលទំនិញប្រើប្រាស់ផ្ទាល់ខ្លួននិងក្នុងផ្ទះ
	៩៥២១		ការជួសជុលបរិក្ខារអគ្គិសនីប្រើប្រាស់ជាប្រចាំ
		៩៥២១១	ការជួសជុល និងថែទាំបរិក្ខារថតវីដេអូនិងសំឡេង
		៩៥២១៩	ការជួសជុល និងថែទាំបរិក្ខារអគ្គិសនីប្រើប្រាស់ជាប្រចាំផ្សេងទៀត
	៩៥២២ ^(១)		ការជួសជុលប្រដាប់ប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារក្នុងផ្ទះនិងសួនច្បារ
		៩៥២២០	ការជួសជុល និងត្រួតពិនិត្យប្រដាប់ប្រើប្រាស់ក្នុងផ្ទះ រាប់បញ្ចូលទាំងបរិក្ខារក្នុងសួនច្បារ ^(២)
	៩៥២៣		ការជួសជុលវត្ថុធ្វើពីស្បែកនិងស្បែកជើង
		៩៥២៣០	ការជួសជុលវត្ថុធ្វើពីស្បែកនិងស្បែកជើង ដូចជាស្បែកជើងកវែង ស្បែកជើង កែងស្បែកជើង ហ៊ីបដាក់ឥវ៉ាន់ឬខោអាវ និងវត្ថុប្រហាក់ប្រហែលនេះ
	៩៥២៤		ការជួសជុលសង្ហារឹមនិងគ្រឿងតុទូក្នុងផ្ទះ
		៩៥២៤០	ការជួសជុលសង្ហារឹមនិងគ្រឿងតុទូក្នុងផ្ទះ ^(៣)

- (១) **មិនរាប់បញ្ចូល**
 - (ក) ការជួសជុលឧបករណ៍ថាមពលប្រើដោយដៃ (មើល ៣៣១២)
 - (ខ) ការជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់ (មើល ៤៣២២)។
- (២) **រាប់បញ្ចូល**
 - (ក) ទូទឹកកក
 - (ខ) ចង្រ្កាន
 - (គ) ម៉ាស៊ីនបោកខោអាវ
 - (ឃ) ម៉ាស៊ីនសម្ងួតខោអាវ
 - (ង) ម៉ាស៊ីនត្រជាក់ក្នុងបន្ទប់។ល។
- (៣) **រាប់បញ្ចូល**
 - (ក) ការតុបតែងឡើងវិញ
 - (ខ) ការដុសខាត់ហើយលាបពណ៌
 - (គ) ការជួសជុល និងការដាក់សង្ហារឹមឡើងវិញ
 - (ឃ) គ្រឿងតុទូក្នុងផ្ទះ រាប់បញ្ចូលទាំងសង្ហារឹមការិយាល័យផងដែរ
 - (ង) សង្ហារឹមបញ្ឈរដោយខ្លួនឯង។

ជំពូក ធ ៖ សកម្មភាពសេវាកម្មផ្សេងទៀត

ផ្នែក ៩៥ ៖ ការជួសជុលកុំព្យូទ័រ និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួននិងក្នុងផ្ទះ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
	៩៥២៩ ^(១)		ការជួសជុលទំនិញប្រើប្រាស់ផ្ទាល់ខ្លួននិងក្នុងផ្ទះ ដែលមិនបានរាប់បញ្ចូល
		៩៥២៩១	ការជួសជុលកង់
		៩៥២៩២	ការកែសម្រួលសំលៀកបំពាក់
		៩៥២៩៣	ការជួសជុល និងកែច្នៃគ្រឿងអលង្ការ
		៩៥២៩៩	ការជួសជុលទំនិញប្រើប្រាស់ផ្ទាល់ខ្លួននិងក្នុងផ្ទះផ្សេងទៀត ដែលមិនបានរាប់បញ្ចូល ^(២)

- (១) **មិនរាប់បញ្ចូល**
- (ក) ចម្លាក់លោហៈឧស្សាហកម្ម (មើល ២៥៩២០)
 - (ខ) ការជួសជុលឧបករណ៍ថាមពលប្រើដោយដៃ (មើល ៣៣១២)
 - (គ) ការជួសជុលកាំភ្លើងកីឡា និងកាំភ្លើងល្បែងកំសាន្ត (មើល ៣៣១២)
 - (ឃ) ការជួសជុលនាឡិកាភ្នែកម៉ោងធ្វើការ ត្រាម៉ោង/កាលបរិច្ឆេទ សោបិទបើកតាមពេលកំណត់ និងឧបករណ៍កត់ត្រាពេលវេលាប្រហាក់ប្រហែលគ្នានេះ (មើល ៣៣១៣០)។
- (២) **រាប់បញ្ចូល** ការផ្តល់សេវាកម្មចម្លងកូនសោ ជួសជុលនាឡិកាដៃ ជួសជុលឧបករណ៍កីឡា ជួសជុលសៀវភៅ ជួសជុលឧបករណ៍តន្ត្រី ជួសជុលប្រដាប់ក្មេងលេង និងឧបករណ៍ប្រហាក់ប្រហែលគ្នានេះ។

ផ្នែក ៩៦ ៖ សកម្មភាពសេវាកម្មផ្ទាល់ខ្លួនផ្សេងទៀត

ផ្នែកនេះរាប់បញ្ចូលសកម្មភាពសេវាកម្មដែលមិនបានលើកឡើងនៅកន្លែងផ្សេងក្នុងចំណាត់ថ្នាក់នេះ។ គួរកត់សម្គាល់ថា វារាប់បញ្ចូលប្រភេទសេវាកម្ម ដូចជា ការបោកគក់និង(សម្ងាត់), ការសម្អាតផលិតផលវាយនភណ្ឌនិងផលិតផលរោមសត្វ, អ៊ុតសក់និងការថែរក្សាសម្បុរផ្សេងទៀត, សកម្មភាពបុណ្យសពនិងសកម្មភាពពាក់ព័ន្ធនានា។

ក្រុម ៩៦០ ៖ សកម្មភាពសេវាកម្មផ្ទាល់ខ្លួនផ្សេងទៀត

ក្រុមនេះរាប់បញ្ចូលការបោកគក់និង(សម្ងាត់), ការសម្អាតផលិតផលវាយនភណ្ឌនិងផលិតផលរោមសត្វ, អ៊ុតសក់និងការថែរក្សាសម្បុរផ្សេងទៀត, សកម្មភាពបុណ្យសពនិងសកម្មភាពពាក់ព័ន្ធនានា, សកម្មភាពសេវាកម្មផ្ទាល់ខ្លួនផ្សេងទៀតដែលពុំបានរាប់បញ្ចូល។ល។

ជំពូក ធ ៖ សកម្មភាពសេវាកម្មផ្សេងទៀត

ផ្នែក ៩៦ ៖ សកម្មភាពសេវាកម្មផ្ទាល់ខ្លួនផ្សេងទៀត

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩៦០			សកម្មភាពសេវាកម្មផ្ទាល់ខ្លួនផ្សេងទៀត
	៩៦០១ ^(១)		ការបោកគក់និង(សម្លៀកបំពាក់), ការសម្អាតផលិតផលវាយនភ័ណ្ឌ និងផលិតផលពេទ្យ (៥៥៩)
		៩៦០១១	ការបោកសម្អាតសម្លៀកបំពាក់ និងបោកអ៊ុតស្វ័យភ័ណ្ឌ។ល។
		៩៦០១៩	ការបោកគក់និងសម្អាតផលិតផលវាយនភ័ណ្ឌ ដែលពុំបានរាប់បញ្ចូល
	៩៦០២ ^(២)		អ៊ុតសក់និងការថែរក្សាសម្បុរផ្សេងទៀត
		៩៦០២០	អ៊ុតសក់និងការថែរក្សាសម្បុរផ្សេងទៀត
	៩៦០៣ ^(៣)		សកម្មភាពបុណ្យសព និងសកម្មភាពពាក់ព័ន្ធនឹងសាកសព
			មនុស្សឬសត្វ និងសកម្មភាពពាក់ព័ន្ធនានា
		៩៦០៣០	សកម្មភាពបុណ្យសពមនុស្ស(ឬសត្វ)និងសកម្មភាពពាក់ព័ន្ធនានា
	៩៦០៩ ^(៤)		សកម្មភាពសេវាកម្ម ដទៃទៀតដែលពុំបានរាប់បញ្ចូល
		៩៦០៩១	ការធ្វើសរសៃជើង កន្លែងធ្វើសរសៃ។ល។
		៩៦០៩២	សកម្មភាពហោរាសាស្ត្រនិងចិត្តសាស្ត្រ
		៩៦០៩៣	សកម្មភាពសង្គម ដូចជាការិយាល័យណែនាំដៃគូរៀបអាពាហ៍ពិពាហ៍ សេវាកម្មហែហាម សេវាកម្មស្វែងរកដៃគូ
		៩៦០៩៤	សេវាកម្មថែរក្សាសត្វចិញ្ចឹម ^(៥)
		៩៦០៩៩	សកម្មភាពសេវាកម្ម ដទៃទៀតដែលពុំបានរាប់បញ្ចូល ^(៦)

- (១) **មិនរាប់បញ្ចូល** (ក) ការជួលសម្លៀកបំពាក់ក្រៅពីឯកសណ្ឋានការងារ ទោះបីជាការសម្អាតទំនិញទាំងនេះជាផ្នែកមួយនៃសកម្មភាពនេះក៏ដោយ (មើល ៧៧៣០)
- (ខ) ការកែសម្រួលសម្លៀកបំពាក់។ល។ ដែលធ្វើឡើងក្នុងនាមជាសកម្មភាពឯករាជ្យមួយ (មើល ៩៥២៩២)។
- (២) **មិនរាប់បញ្ចូល** ការផលិតសក់សិប្បនិម្មិត (មើល ៣២៩០)
- រាប់បញ្ចូល** ហាងអ៊ុតសក់។
- (៣) **មិនរាប់បញ្ចូល** សកម្មភាពសេវាកម្មបុណ្យសពតាមសាសនា (មើល ៩៤៩១)
- រាប់បញ្ចូល** សេវាកម្មរក្សាសាកសពនិងរៀបចំបុណ្យសព សេវាកម្មកប់និងដុតសព ជួលនិងថែទាំផ្លូវសព។
- (៤) **មិនរាប់បញ្ចូល** (ក) សកម្មភាពបសុពេទ្យ (មើល ៧៥០០)
- (ខ) សកម្មភាពមជ្ឈមណ្ឌលហាត់ប្រាណ (មើល ៩៣១១២)។
- (៥) **រាប់បញ្ចូល** ការផ្តល់ចំណី ការសម្អាត ការក្រាបភ្ជាស់ និងការបង្ហាត់សត្វចិញ្ចឹម។
- (៦) **រាប់បញ្ចូល** តូបថតរូប ម៉ាស៊ីនថ្លឹងទម្ងន់ ទូចាក់សោដោយប្រើកាក់។ល។

ជំពូក ១ ៖ សកម្មភាពគ្រួសារជានិយោជិត និងសកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្ម ដែលមិនអាចព្រែកជាចំណីគ្នា របស់គ្រួសារសម្រាប់ ប្រើប្រាស់ផ្ទាល់ខ្លួន

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	២
ក្រុម	៣
ថ្នាក់	៣
ថ្នាក់រង	៣

ជំពូកនេះរាប់បញ្ចូលសកម្មភាពគ្រួសារជានិយោជិតរបស់បុគ្គលិកធ្វើការតាមផ្ទះ និងសកម្មភាពផលិតទំនិញនិងផ្គត់ផ្គង់សេវាកម្មដែលមិនអាចព្រែកជាចំណីគ្នា របស់គ្រួសារឯកជនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។

ផ្នែក ៩៧ ៖ សកម្មភាពគ្រួសារជានិយោជិតរបស់បុគ្គលិកធ្វើការតាមផ្ទះ

ផ្នែកនេះរាប់បញ្ចូលសកម្មភាពគ្រួសារជានិយោជិតរបស់បុគ្គលិកធ្វើការតាមផ្ទះ ដូចជា អ្នកបម្រើ អ្នកចម្អិនម្ហូប អ្នកបម្រើអាហារ អ្នកបម្រើប្រុស មេការ អ្នកបោកអ៊ុត អ្នកថែទាំសួនច្បារ អ្នកយាមរបងផ្ទះ អ្នកចាំផ្ទះ អ្នកបើកឡាន អ្នកថែសម្អាត ស្រ្តីបង្រៀននៅផ្ទះ អ្នកមើលកូនក្មេង គ្រូបង្រៀនឯកជន លេខា។ល។

វាអនុញ្ញាតឲ្យបុគ្គលិកធ្វើការតាមផ្ទះដែលត្រូវបានគេជួលអាចបញ្ជាក់ពីសកម្មភាពរបស់និយោជិតគេ ក្នុងជំរឿនប្រជាជនឬការសិក្សាផ្សេងៗ ទោះបីជានិយោជិតនោះជាបុគ្គលតែមួយរូបក៏ដោយ។ ផលដែលផលិតចេញពីសកម្មភាពទាំងនេះត្រូវបានប្រើប្រាស់ដោយគ្រួសារដែលជួលបុគ្គលិកនេះ។

ផ្នែកនេះមិនរាប់បញ្ចូលការផ្តល់សេវាកម្ម ដូចជា ចម្អិនអាហារ ថែទាំសួនច្បារ។ល។ ដែលផ្តល់ដោយអ្នកផ្តល់សេវាកម្មឯករាជ្យ (ដោយក្រុមហ៊ុន ឬបុគ្គលផ្សេងៗ) (មើល ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចម៉ាក្រូស៊ី តាមប្រភេទសេវាកម្ម)។

ក្រុម ៩៧០ ៖ សកម្មភាពគ្រួសារជានិយោជិតរបស់បុគ្គលិកធ្វើការតាមផ្ទះ
មើលផ្នែក ៩៧។

ជំពូក ន ៖ សកម្មភាពគ្រួសារជានិយោជិត និងសកម្មភាពផលិតទំនិញនិងផ្គត់ផ្គង់សេវាកម្ម ដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ផ្នែក ៩៧ ៖ សកម្មភាពគ្រួសារជានិយោជិតរបស់បុគ្គលិកធ្វើការតាមផ្ទះ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩៧០			សកម្មភាពគ្រួសារជានិយោជិតរបស់បុគ្គលិកធ្វើការតាមផ្ទះ
	៩៧០០ ^(១)		សកម្មភាពគ្រួសារជានិយោជិតរបស់បុគ្គលិកធ្វើការតាមផ្ទះ
		៩៧០០០	សកម្មភាពគ្រួសារជានិយោជិតរបស់បុគ្គលិកធ្វើការតាមផ្ទះ ^(២)
(១)	មិនរាប់បញ្ចូល	(ក)	ការផ្តល់សេវាកម្ម (ឧ. ចម្អិនអាហារ ថែទាំសួនច្បារ។ល។) ដែលផ្តល់ដោយអ្នកផ្តល់សេវាកម្មឯករាជ្យ (ក្រុមហ៊ុន ឬបុគ្គលផ្សេងៗ) (មើលតាមប្រភេទសេវាកម្ម)
		(ខ)	សកម្មភាពគាំទ្រដទៃទៀតដែលជាទូទៅផ្តល់ដល់អាជីវកម្ម ហើយមិនមានចំណាត់ថ្នាក់ក្នុងកន្លែងណាផ្សេង ដូចជា អ្នកនាំសារ ត្រូវបានចាត់ទៅក្នុងថ្នាក់ ៨២៩៩
		(គ)	សេវាកម្មប្រមូលយកឬរឹបអូសយកមកវិញ ដូចជារឹបអូសរថយន្ត ត្រូវបានចាត់ក្នុងថ្នាក់ ៨២៩៩
		(ឃ)	សកម្មភាពថតរូបត្រូវបានចាត់ក្នុងថ្នាក់ ៧៤២០
		(ង)	ការស្ថាបនានិងជួសជុលអណ្តូងទឹក ត្រូវបានចាត់ក្នុងផ្នែក ៤៣ ដែលបញ្ជាក់ពីសកម្មភាពសាងសង់
		(ច)	ការជួសជុលទំនិញប្រើផ្ទាល់ខ្លួននិងក្នុងផ្ទះ ត្រូវបានចាត់ក្នុងក្រុម ៩៥២។
(២)	រាប់បញ្ចូល		សកម្មភាពគ្រួសារជានិយោជិតរបស់បុគ្គលិកធ្វើការតាមផ្ទះ (ឧ. អ្នកបម្រើ អ្នកចម្អិនម្ហូប អ្នកបម្រើអាហារ អ្នកបម្រើប្រុស មេការ អ្នកបោកអ៊ុត អ្នកថែទាំសួនច្បារ អ្នកយាមរបងផ្ទះ អ្នកចាំផ្ទះ អ្នកបើកឡាន អ្នកថែសម្អាត ស្រ្តីបង្រៀននៅផ្ទះ អ្នកមើលកូនក្មេង គ្រូបង្រៀនឯកជន លេខា។ល។

ផ្នែក ៩៨ ៖ សកម្មភាពផលិតទំនិញនិងផ្គត់ផ្គង់សេវាកម្ម ដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ផ្នែកនេះរាប់បញ្ចូលនូវការផលិតទំនិញនិងផ្គត់ផ្គង់សេវាកម្មដែលមិនអាចញែកដាច់ពីគ្នាបាន សម្រាប់ចិញ្ចឹមជីវិតរបស់គ្រួសារ។

គ្រួសារត្រូវត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់នេះ ល្អិតណាគេមិនអាចកំណត់សកម្មភាពចម្បងដែលគ្រួសារធ្វើដើម្បីចិញ្ចឹមជីវិត។ បើសិនជាគ្រួសារនោះពាក់ព័ន្ធនឹងសកម្មភាពទីផ្សារ ការចាត់ចំណាត់ថ្នាក់ត្រូវធ្វើឡើងអាស្រ័យទៅតាមសកម្មភាពចម្បងរបស់ទីផ្សារនោះ។

ក្រុម ៩៨១ ៖ សកម្មភាពផលិតទំនិញដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ក្រុមនេះរាប់បញ្ចូល សកម្មភាពផលិតទំនិញដែលមិនអាចញែកដាច់ពីគ្នាបាន សម្រាប់ចិញ្ចឹមជីវិត។ នេះសំដៅលើសកម្មភាពរបស់គ្រួសារ ដែលចូលរួមក្នុងសកម្មភាពជាច្រើនដែលផលិតជាទំនិញសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ សកម្មភាពទាំងនេះរួមមានការប្រមាញ់ និងប្រមូលសត្វ, ការធ្វើកសិកម្ម, ការតាំងជម្រក, តម្បាញ, និងទំនិញផ្សេងៗ ដែលគ្រួសារធ្វើដើម្បីចិញ្ចឹមជីវិត។ តាមការអនុវត្តជាក់ស្តែង ប្រសិនបើគ្រួសារនោះក៏ចូលរួមក្នុងផលិតផលទំនិញទីផ្សារដែរ ពួកគេត្រូវបានចាត់ក្នុងចំណាត់ថ្នាក់វិស័យសេដ្ឋកិច្ចផលិតទំនិញណាមួយរបស់ ច.ស.វ.ឡ។ ប្រសិនបើគ្រួសារនោះចូលរួមជាចម្បងក្នុងសកម្មភាពផលិតទំនិញជាក់លាក់ណាមួយដើម្បីចិញ្ចឹមជីវិត ពួកគេត្រូវបានចាត់ក្នុងចំណាត់ថ្នាក់វិស័យសេដ្ឋកិច្ចផលិតទំនិញណាមួយរបស់ច.ស.វ.ឡ។

ក្រុម ៩៨២ ៖ សកម្មភាពផ្គត់ផ្គង់សេវាកម្មដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ក្រុមនេះរាប់បញ្ចូលនូវសកម្មភាពផ្គត់ផ្គង់សេវាកម្មសម្រាប់ចិញ្ចឹមជីវិត ដែលមិនអាចញែកដាច់ពីគ្នាបាន របស់គ្រួសារ ឧទាហរណ៍សកម្មភាពរបស់គ្រួសារដែលចូលរួមក្នុងសកម្មភាពជាច្រើនដែលផ្គត់ផ្គង់សេវាកម្មសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ សកម្មភាពទាំងនេះរួមមាន ការចម្អិនម្ហូប ការបង្រៀន ការថែទាំសមាជិកគ្រួសារ និងសេវាកម្មផ្សេងទៀតដើម្បីចិញ្ចឹមជីវិតពួកគេ។ តាមការអនុវត្តជាក់ស្តែង ប្រសិនបើគ្រួសារនោះក៏ចូលរួមក្នុងការផលិតទំនិញច្រើនប្រភេទដែរដើម្បីចិញ្ចឹមជីវិត ពួកគេត្រូវបានចាត់ចូលក្នុងសកម្មភាពផលិតទំនិញដែលមិនអាចញែកដាច់ពីគ្នាបាន របស់គ្រួសារដើម្បីចិញ្ចឹមជីវិត។

ជំពូក ន ៖ សកម្មភាពគ្រួសារជានិយោជិត និងសកម្មភាពផលិតទំនិញនិងផ្គត់ផ្គង់សេវាកម្ម ដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ផ្នែក ៩៨ ៖ សកម្មភាពផលិតទំនិញនិងផ្គត់ផ្គង់សេវាកម្មដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩៨១			សកម្មភាពផលិតទំនិញដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
		៩៨១០	សកម្មភាពផលិតទំនិញដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
		៩៨១០០	សកម្មភាពផលិតទំនិញដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
៩៨២			សកម្មភាពផ្គត់ផ្គង់សេវាកម្មដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
		៩៨២០	សកម្មភាពផ្គត់ផ្គង់សេវាកម្មដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
		៩៨២០០	សកម្មភាពផ្គត់ផ្គង់សេវាកម្មដែលមិនអាចញែកដាច់ពីគ្នា របស់គ្រួសារឯកជនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ជំពូក ប ៖ សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ

កម្រិត	ច.ស.វ.ក
ជំពូក	១
ផ្នែក	១
ក្រុម	១
ថ្នាក់	១
ថ្នាក់រង	១

ជំពូកនេះរាប់បញ្ចូលសកម្មភាពរបស់អង្គការអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិនិងភ្នាក់ងារជំនាញនៃប្រព័ន្ធអង្គការសហប្រជាតិ, ស្ថាប័នតំណាងប្រចាំតំបន់។ល។, ព្រមទាំងរាប់បញ្ចូលនូវសកម្មភាពកិច្ចការទូតនិងបេសកកម្មមន្ត្រីកុងស៊ុល នៅពេលដែលត្រូវបានកំណត់ដោយប្រទេសដែលតាំងទីកន្លែង ជាជាងដោយប្រទេសដែលគេតំណាងឲ្យ។

ផ្នែកទី ៩៩ ៖ សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ

ផ្នែកនេះរាប់បញ្ចូល សកម្មភាពអង្គការអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិនិងភ្នាក់ងារជំនាញនៃប្រព័ន្ធអង្គការសហប្រជាតិ, ស្ថាប័នតំណាងប្រចាំតំបន់។ល។, មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភពលោក, អង្គការគយពិភពលោក, អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច, អង្គការនៃប្រទេសនាំចេញប្រេង, សហភាពអឺរ៉ុប, សមាគមពាណិជ្ជកម្មដោយសេរីរបស់អឺរ៉ុប។ល។, និងសកម្មភាពកិច្ចការទូតនិងបេសកកម្មមន្ត្រីកុងស៊ុល នៅពេលដែលត្រូវបានកំណត់ដោយប្រទេសដែលតាំងទីកន្លែង ជាជាងប្រទេសដែលគេតំណាងឲ្យ។

ក្រុម ៩៩០ ៖ សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ

មើលផ្នែក ៩៩។

ជំពូក ប ៖ សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ
ផ្នែក ៩៩ ៖ សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ

ក្រុម	ថ្នាក់	ថ្នាក់រង	សេចក្តីអធិប្បាយ
៩៩០			សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ
	៩៩០០		សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ
		៩៩០០០	សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ ^(១)

(១) **រាប់បញ្ចូល** សកម្មភាពរបស់អង្គការអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិនិងភ្នាក់ងារជំនាញនៃប្រព័ន្ធអង្គការសហប្រជាជាតិ, ស្ថាប័នតំណាងប្រចាំតំបន់។ល។, អង្គការរបស់រដ្ឋអាមេរិក, ក្រុមប្រឹក្សាជំនួយសេដ្ឋកិច្ចទៅវិញទៅមក, សហភាពអឺរ៉ុប, អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច, អង្គការដើម្បីសាមគ្គីភាពអាហ្វ្រិក, ក្រុមសម្ព័ន្ធរដ្ឋអាហ្វ្រិក, សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន), សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ, សមាគមបណ្តាប្រទេសផលិតសំណ, មជ្ឈមណ្ឌលអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក, ក្រុមប្រឹក្សាសហប្រតិការគយ, អង្គការផលិតនិងនាំចេញប្រេង, មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភពលោក។ល។

ឧបសម្ព័ន្ធ ១ ការប្រៀបធៀបចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ច

ជំពូក	សេចក្តីបរិយាយ	ចំនួនសហគ្រាស (ជំរឿន សហគ្រាស ២០០៩)	ច.ស.វ.ក (ប្រាំង)		ចំណាត់ថ្នាក់កម្រិតលេខសម្គាល់ ៥ ខ្ទង់ នៃប្រទេសអាស៊ានខ្លះ			
			លេខសម្គាល់ ៤ ខ្ទង់	លេខសម្គាល់ ៥ ខ្ទង់	ម៉ាឡេស៊ី ច.ស.វ.ម ២០០៨	ហ្វីលីពីន ច.ស.វ.ហ ២០០៩	ថៃ ច.ស.វ.ថ	សិង្ហបុរី ច.ស.វ.ស ២០១០
	(១)	(២)	(៣)	(៤)	(៥)	(៦)	(៧)	(៨)
ក	កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ		៣៨	១០៧	១៤២	១៥៤	១០៥	៣៨
	កសិកម្ម		៣០	៨២	១០១	១២០	៨១	
	រុក្ខាប្រមាញ់ និងនេសាទ		៨	២៥	៤១	៣៤	២៤	
ខ	ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ	២៨០	១៤	២៧	៥៦	៣១	២២	៥
គ	កម្មន្តសាល	៨៤.៦៣៩	១៨០	២៧០	២៥៩	៤៧៤	៣៨២	៣៧៩
	កម្មន្តសាលផលិតផលអាហារ	៤៩.៦៩០	៤៣	៩៤	៥៨	៨៥	១០២	៥៨
	កម្មន្តសាលវាយនភណ្ឌ	២០.៧៦៩	១៣	២៦	១៧	៣៧	៣០	២១
	កម្មន្តសាលដទៃទៀត	១៤.១៨០	១២៤	១៥០	១៨៤	៣៥២	២៥០	៣០០
ឃ	ការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ចំហាយទឹក និងប្រព័ន្ធខ្យល់ត្រជាក់	៥.៣០៤	៣	៥	៨	៣	៦	៧
ង	ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃទឹកស្អុយ និងកាកសំណល់	៩៩៣	៨	៨	១៨	៨	១៤	៦

*កំណត់សម្គាល់៖ ច.ស.វ.ក = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា, ច.ស.វ.ម = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចម៉ាឡេស៊ី, ច.ស.វ.ហ = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចហ្វីលីពីន, ច.ស.វ.ថ = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចថៃ, និង ច.ស.វ.ស = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចសិង្ហបុរី។

ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា(ច.ស.វ.ក)

(ត)

ជំពូក	សេចក្តីបរិយាយ	ចំនួនសហគ្រាស (ជំរឿន សហគ្រាស ២០០៩)	ច.ស.វ.ក (ប្រវែង)		ចំណាត់ថ្នាក់កម្រិតលេខសម្គាល់ ៥ ខ្ទង់ នៃប្រទេសអាស៊ានខ្លះ			
			លេខសម្គាល់ ៤ ខ្ទង់	លេខសម្គាល់ ៥ ខ្ទង់	ម៉ាឡេស៊ី ច.ស.វ.ម ២០០៨	ហ្វីលីពីន ច.ស.វ.ហ ២០០៩	ថៃ ច.ស.វ.ថ	សិង្ហបុរី ច.ស.វ.ស ២០១០
	(១)	(២)	(៣)	(៤)	(៥)	(៦)	(៧)	(៨)
ច	សំណង់	២០៤	១១	១៧	៧២	១៤	២២	៤១
ឆ	អាជីវកម្មលក់ដុំនិងលក់រាយ ជួសជុលយានយន្តនិង ទោចក្រយានយន្តគ្រប់ប្រភេទ	១៩៨.១១១	៤៧	១៤៤	១៧៩	១៨៨	១៦៧	១៩៦
	ការលក់គ្រឿងម៉ាស៊ីន	១៧.២៧៦	៤	១៤	១៦	១៤	១៥	៧
	អាជីវកម្មលក់ដុំ លើកលែងតែយានយន្ត និងទោចក្រយានយន្ត	៦.២២៩	១៨	៦២	៨៣	៨៤	៧៦	១០៣
	អាជីវកម្មលក់រាយ លើកលែងតែយានយន្ត និងទោចក្រយានយន្ត	១៧៤.៦០៦	២៥	៦៨	៨០	៩០	៧៦	៨៦
ជ	ការដឹកជញ្ជូន និងការស្តុកទុក	២.០៤២	២០	៣៣	៤៧	៥៣	៤៩	៥៩
ឈ	សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ	២៩.២៣០	៧	២១	២៥	២០	១៨	១៤
ញ	ព័ត៌មានវិទ្យា និងទូរគមនាគមន៍	២.៣២៣	២៣	២៤	៣៥	៣៩	៥៣	៦០
ដ	សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង	៥.៨៨០	១៨	៣០	៦៤	៤៤	៤៣	៦៣
ប	សកម្មភាពអចលនទ្រព្យ	៦០	២	៦	៩	៦	៦	១១
ខ	សកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេស	៩៣០	១៤	១៥	៣៦	៣៨	២៦	៥៥

*កំណត់សម្គាល់៖ ច.ស.វ.ក = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា, ច.ស.វ.ម = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចម៉ាឡេស៊ី, ច.ស.វ.ហ = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចហ្វីលីពីន, ច.ស.វ.ថ = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចថៃ, និង ច.ស.វ.ស = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចសិង្ហបុរី។

ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា(ច.ស.វ.ក)

(តប្រាប់)

ជំពូក	សេចក្តីបរិយាយ	ចំនួនសហគ្រាស (ជំរឿន សហគ្រាស ២០០៩)	ច.ស.វ.ក (ប្រភេទ)		ចំណាត់ថ្នាក់កម្រិតលេខសម្គាល់ ៥ ខ្ទង់ នៃប្រទេសអាស៊ានខ្លះ			
			លេខសម្គាល់ ៤ ខ្ទង់	លេខសម្គាល់ ៥ ខ្ទង់	ម៉ាឡេស៊ី ច.ស.វ.ម ២០០៨	ហ្វីលីពីន ច.ស.វ.ហ ២០០៩	ថៃ ច.ស.វ.ថ	សិង្ហបុរី ច.ស.វ.ស ២០១០
	(១)	(២)	(៣)	(៤)	(៥)	(៦)	(៧)	(៨)
ឈ	សកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្រ	៤.៧៧៩	២៦	៣៨	៥៨	៧៤	៣៨	៥១
ណ	រដ្ឋបាលសាធារណៈ កិច្ចការពារសាធារណៈ និងកាតព្វកិច្ចសន្តិសុខសង្គម	១៣	៧	៩	២៨	១២	១៩	១១
ត	ការអប់រំ	៩.០៩៩	៨	១៦	២១	២២	២៦	២៥
ថ	សកម្មភាពទាក់ទងសុខភាព និងការងារសង្គមកិច្ច	៤.១៣៥	៩	២១	២៦	៣២	២៣	២៨
ទ	សិល្បៈ ការកម្សាន្ត និងការលម្អៃ	២.៧៥៥	១០	១៨	៣៨	១៨	២១	២៣
ធន	សកម្មភាពសេវាកម្មផ្សេងទៀត	២៥.៩០៧	១៧	២៧	៤៩	៣៤	៣៦	៤៦
ន	សកម្មភាពគ្រួសារជានិយោជិត និងសកម្មភាពផលិត ទំនិញនិងផ្គត់ផ្គង់សេវាកម្ម ដែលមិនអាចញែកដាច់ពី គ្នា របស់គ្រួសារ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន		៣	៣	៣	៣	៣	២
ប	សកម្មភាពរបស់អង្គការ និងស្ថាប័នអន្តរជាតិ	៧៧	១	១	១	៤	២	៣
	សរុប	៣៧៦.៧៦១	៤៦៦	៨៤០	១.១៧៤	១.១១៧	១.០៨១	១.១២៣

*កំណត់សម្គាល់៖ ច.ស.វ.ក = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា, ច.ស.វ.ម = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចម៉ាឡេស៊ី, ច.ស.វ.ហ = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចហ្វីលីពីន, ច.ស.វ.ថ = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចថៃ, និង ច.ស.វ.ស = ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចសិង្ហបុរី។

ឧបសម្ព័ន្ធ ២

មូលដ្ឋានប្រែសម្រួលភាសាខ្មែរ

(១) គោលបំណងនៃការកែសម្រួល

- ធានានូវសង្គតិភាពនៃជម្រើសពាក្យនិងសំណេរ
- កែសម្រួលអក្ខរាវិរុទ្ធ
- សម្រួលអត្ថន័យរវាងភាសាអង់គ្លេសនិងភាសាខ្មែរ។

(២) មូលដ្ឋានកំណែអក្ខរាវិរុទ្ធ

- រចនានុក្រមខ្មែររបស់សម្តេចសង្ឃ ជួន ណាត ចេញផ្សាយដោយ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ២០០៩ ទម្រង់អេឡិចត្រូនិក កំណែ ២.០
- ការសរសេរពាក្យបរទេសជាភាសាខ្មែរ៖ ខ. ហ្សេណេទិច ជំនួសឲ្យ សេនេទិច។

(៣) ប្រព័ន្ធសំណេរ

- ជាទូទៅផ្អែកតាម«សំណេរអក្ខរាវិរុទ្ធខ្មែរ»
- ការប្រើសញ្ញាក្រៀស (,) សម្រាប់ផ្តាច់អត្ថន័យ

ក្រុមនេះរាប់បញ្ចូលនូវ៖ ការប្រមាញ់ និងការដាក់អន្ទាក់សត្វសម្រាប់អាជីវកម្ម, ការចាប់សត្វ (ស្លាប់ ឬរស់) សម្រាប់អាហារ យករោម យកស្បែក ឬប្រើនៅក្នុងការស្រាវជ្រាវ ដាក់នៅក្នុងសួនសត្វ ឬធ្វើជាសត្វចិញ្ចឹម, និងផលិតកម្មស្បែកសត្វល្អិត ឬរោមសត្វស្លាប់ តាមរយៈសកម្មភាពប្រមាញ់ ឬដាក់អន្ទាក់។

- ការប្រើតួអក្សរខ្មែរ

ក	ខ	គ	ឃ	ង	ច	ឆ	ជ	ឈ	ញ
A	B	C	D	E	F	G	H	I	J

ដ	ប	ឌ	ឍ	ណ	ត	ថ	ទ	ធ	ន	ប
K	L	M	N	O	P	Q	R	S	T	U

ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា(ច.ស.វ.ក)

- ការប្រើលេខខ្មែរ

១	២	៣	៤	៥	៦	៧	៨	៩	០
1	2	3	4	5	6	7	8	9	0

(៤) ជម្រើសពាក្យ

- ជាទូទៅប្រើប្រាស់នូវ វចនានុក្រម សទ្ទានុក្រម ឯកសារពាក្យបច្ចេកទេសរបស់ស្ថាប័នពាក់ព័ន្ធ ឯកសារតាមអ៊ីនធឺណិត។ ឧ. Concise Oxford Dictionary, វចនានុក្រម«អាន» (<http://dict.antkh.com>), សញ្ញានុក្រមអង់គ្លេស-ខ្មែរ (<http://english-khmer.com>), ឯកសារព្រឹត្តិបត្ររបស់«ក្រុមប្រឹក្សាជាតិភាសាខ្មែរ», Google, Wikipedia, ។ល។
- ឃ្លា Cambodia Standard Industrial Classification (CSIC) ត្រូវបានប្រែសម្រួលថា៖
 - ១. ចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា (ច.ស.វ.ក) យក
 - ២. ចំណាត់ថ្នាក់ស្តង់ដារសកម្មភាពសេដ្ឋកិច្ចកម្ពុជា (ច.ស.ស.ក) មិនយក
 - ៣. ចំណាត់ថ្នាក់ស្តង់ដារឧស្សាហកម្មកម្ពុជា (ច.ស.ឧ.ក) មិនយក
- ការប្រែសម្រួលពាក្យផ្សេងទៀត

Level	កម្រិត
Section	ជំពូក
Division	ផ្នែក
Group	ក្រុម
Class	ថ្នាក់
Item (Sub-class)	ថ្នាក់រង